



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២៦.អនក្រ.ជក



អនុក្រឹត្យ

ស្តីពី

ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៥ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨២២/០១០ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១២១/០១៨ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២០/០៤០ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ

- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច
- យោងតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

សម្រេច

មាត្រា ១ .-

ត្រូវបានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចមានខ្លឹមសារភ្ជាប់មកជាមួយអនុក្រឹត្យនេះ។

មាត្រា ២ .-

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។

មាត្រា ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៣ កើត ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៤



នាយករដ្ឋមន្ត្រី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា

ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

គោលការណ៍ណែនាំរួម

ស្តីពី

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

មាតិកានុក្រម

មាតិកានុក្រម	i
បញ្ជីពាក្យកាត់	xi
បញ្ជីជំនាញ	xiv
បញ្ជីតារាង	xvi
ជំពូកទី១ សេចក្តីផ្តើម	១
១.១. សាវតារ.....	១
១.២. គោលបំណង.....	២
១.៣. វិសាលភាព និងរចនាសម្ព័ន្ធ.....	២
១.៤. វិធីសាស្ត្រ.....	២
១.៥. អ្នកប្រើប្រាស់.....	៣
ជំពូកទី២ ក្របខ័ណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	៤
២.១. ក្របខ័ណ្ឌគតិយុត្ត.....	៤
២.២. ក្របខ័ណ្ឌស្ថាប័ន	៧
២.២.១. ស្ថាប័ន និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ.....	៧
២.២.២. តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងក្របខ័ណ្ឌនៃ ក.ស.ហ.វ.....	៨
២.២.៣. តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងក្របខ័ណ្ឌនៃក្រសួង ស្ថាប័នសាមី.....	១១
២.៣. គោលការណ៍គ្រឹះ ថវិកា និងធនធាននិងបន្ទុករបស់រដ្ឋ.....	១៧
២.៣.១. គោលការណ៍គ្រឹះ.....	១៧
២.៣.២. ថវិកា.....	១៨
២.៣.៣. ធនធាននិងបន្ទុករបស់រដ្ឋ.....	១៩
២.៤. វដ្តថវិកា.....	២២
២.៥. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ.....	២៣
២.៦. កម្មវិធីកែទម្រង់ និងយុទ្ធសាស្ត្រពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ.....	២៤
២.៧. តម្លាភាពថវិកា	២៥
២.៨. ទោសបញ្ញត្តិ.....	២៦
ជំពូកទី៣ ការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ.....	២៧
៣.១. ក្របខ័ណ្ឌគតិយុត្ត	២៨
៣.២. ក្របខ័ណ្ឌស្ថាប័ន.....	២៨
៣.៣. ដំណើរការរួមនៃការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ	២៩

៣.៤. ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម.....	២៩
៣.៤.១. និយមន័យ និងគោលបំណង.....	២៩
៣.៤.២. ដំណើរការនៃការរៀបចំ ក.ហ.ម.	៣០
៣.៤.៣. វិធីសាស្ត្រនៃការរៀបចំ ក.ហ.ម.....	៣០
៣.៥. ក្របខ័ណ្ឌថវិការយៈពេលមធ្យម.....	៣២
៣.៥.១. និយមន័យ និងគោលបំណង.....	៣២
៣.៥.២. ដំណើរការនៃការរៀបចំ ក.ថ.ម.	៣៣
៣.៥.៣. វិធីសាស្ត្រនៃការរៀបចំ ក.ថ.ម.....	៣៤
៣.៦. ផែនការយុទ្ធសាស្ត្រថវិកា.....	៣៦
៣.៦.១. និយមន័យ និងគោលបំណង.....	៣៦
៣.៦.២. ដំណើរការ និងតួអង្គពាក់ព័ន្ធសំខាន់ៗ.....	៣៧
៣.៦.៣. វិធីសាស្ត្រនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា.....	៣៨
៣.៦.៤. ការកែសម្រួល និងផ្លាស់ប្តូររចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម.....	៤១
ជំពូកទី៤ ការរៀបចំ និងការអនុវត្តថវិកាប្រចាំឆ្នាំ.....	៤៣
៤.១. ក្របខ័ណ្ឌគតិយុត្ត.....	៤៥
៤.២. ក្របខ័ណ្ឌស្ថាប័ន.....	៤៥
៤.៣. គម្រោងថវិកាប្រចាំឆ្នាំ.....	៤៦
៤.៣.១. កិច្ចដំណើរការនៃការរៀបចំគម្រោងថវិកា.....	៤៦
៤.៣.២. ការគ្រោងចំណូល.....	៤៨
៤.៣.៣. ការគ្រោងចំណាយ.....	៤៩
៤.៣.៤. ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ.....	៥៣
៤.៣.៥. ការរៀបចំផែនការឥណទានរដ្ឋទេយ្យបុរេប្រទាន.....	៥៣
៤.៤. ការចរចាថវិកា.....	៥៤
៤.៤.១. កិច្ចដំណើរការនៃការពិភាក្សាចរចាថវិកា.....	៥៤
៤.៤.២. គោលការណ៍នៃការពិភាក្សាចរចាថវិកា.....	៥៦
៤.៥. ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ.....	៥៧
៤.៥.១. ការអនុម័តសេចក្តីព្រាងច្បាប់.....	៥៧
៤.៥.២. ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយអំពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ.....	៥៩
ជំពូកទី៥ ការអនុវត្តថវិកា.....	៦០
៥.១. ក្របខ័ណ្ឌគតិយុត្ត.....	៦០
៥.២. ក្របខ័ណ្ឌស្ថាប័ន.....	៦១

៥. ៣. កិច្ចដំណើរការរួមនៃការអនុវត្តថវិកា.....	៦១
៥. ៣. ១. ការបែងចែក និងវិភាជន៍ឥណទានថវិកា	៦៣
៥. ៣. ២. ការរៀបចំ និងការអនុវត្តកម្មវិធីចំណូល ចំណាយ	៦៦
៥. ៤. ការអនុវត្តចំណូលថវិកា.....	៦៧
៥. ៤. ១. ចំណូលសារពើពន្ធ.....	៦៧
៥. ៤. ២. ចំណូលមិនមែនសារពើពន្ធ.....	៦៨
៥. ៤. ៣. ចំណូលផ្សេងៗ.....	៦៩
៥. ៥. ការអនុវត្តចំណាយថវិកា.....	៦៩
៥. ៥. ១. នីតិវិធីសម្រាប់អនុវត្តចំណាយចរន្ត.....	៧០
៥. ៥. ២. នីតិវិធីសម្រាប់អនុវត្តចំណាយមូលធន.....	៧៤
៥. ៥. ៣. នីតិវិធីរួមក្នុងការទូទាត់.....	៧៦
៥. ៦. ការងារគាំទ្រសំខាន់ៗ.....	៧៩
៥. ៦. ១. ការគ្រប់គ្រងសាច់ប្រាក់.....	៧៩
៥. ៦. ២. ការផ្សព្វផ្សាយពាក់ព័ន្ធការអនុវត្តថវិកា.....	៧៩
ជំពូកទី៦ ការគ្រប់គ្រងចំណូលសារពើពន្ធ.....	៨០
៦. ១. ក្របខ័ណ្ឌគតិយុត្ត.....	៨០
៦. ២. ក្របខ័ណ្ឌស្ថាប័ន.....	៨០
៦. ៣. តួនាទីនៃរដ្ឋបាលសារពើពន្ធក្នុងការងារថវិកា.....	៨២
៦. ៣. ១. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានពន្ធដារនៅក្នុងការងារថវិកា.....	៨២
៦. ៣. ២. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅក្នុងការងារថវិកា.....	៨៣
៦. ៤. គោលការណ៍សំខាន់ៗនៅក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ.....	៨៤
៦. ៤. ១. ការរៀបចំថវិកា	៨៤
៦. ៤. ២. ការអនុវត្តថវិកា.....	៨៥
៦. ៤. ៣. ការកត់ត្រា និងការផ្គត់ផ្គង់	៨៥
៦. ៤. ៤. ការទាមទារបំណុលពន្ធ និងការតឹងទាមទារបំណុលពន្ធ	៩១
៦. ៥. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ.....	៩៣
ជំពូកទី៧ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ.....	៩៤
៧. ១. ក្របខ័ណ្ឌគតិយុត្ត.....	៩៤
៧. ២. ក្របខ័ណ្ឌស្ថាប័ន	៩៥
៧. ២. ១. ក្របខ័ណ្ឌស្ថាប័នថ្នាក់ជាតិ	៩៥
៧. ២. ២. ក្របខ័ណ្ឌស្ថាប័នថ្នាក់ក្រោមជាតិ	៩៧

៧. ៣. ប្រភេទចំណូលមិនមែនសារពើពន្ធ.....	៩៨
៧. ៣. ១. ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ.....	៩៨
៧. ៣. ២. ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុ ដទៃទៀត.....	១០០
៧. ៣. ៣. ចំណូលពីសេវាសាធារណៈ.....	១០០
៧. ៣. ៤. ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម.....	១០១
៧. ៣. ៥. ចំណូលមិនមែនសារពើពន្ធផ្សេងទៀត.....	១០២
៧. ៤. គោលការណ៍សំខាន់ៗក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធ.....	១០៣
៧. ៤. ១. ការរៀបចំថវិកា.....	១០៣
៧. ៤. ២. ការអនុវត្តថវិកា.....	១០៤
៧. ៤. ៣. ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ.....	១០៧
៧. ៤. ៤. ការកត់ត្រា និងការផ្គង់.....	១០៧
៧. ៤. ៥. បំណុលមិនមែនសារពើពន្ធ និងការតឹងទារបំណុល.....	១០៩
៧. ៤. ៦. ការជម្រះបញ្ជីនៃបំណុលមិនមែនសារពើពន្ធ.....	១១០
៧. ៥. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធ.....	១១១
ជំពូកទី៨ លទ្ធកម្មសាធារណៈ.....	១១៣
៨. ១. ក្របខ័ណ្ឌគតិយុត្ត.....	១១៣
៨. ២. ក្របខ័ណ្ឌស្ថាប័ន.....	១១៤
៨. ២. ១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.....	១១៦
៨. ២. ២. តួនាទីនៃការគ្រប់គ្រងលទ្ធកម្មសាធារណៈ នៃស្ថាប័នអនុវត្តលទ្ធកម្ម.....	១១៦
៨. ២. ៣. សិទ្ធិសម្រេចនៃកិច្ចលទ្ធកម្ម.....	១១៧
៨. ៣. វិធីសាស្ត្រលទ្ធកម្ម.....	១១៧
៨. ៣. ១. ប្រភេទលទ្ធកម្ម.....	១១៧
៨. ៣. ២. វិធីសាស្ត្រលទ្ធកម្ម.....	១១៧
៨. ៣. ៣. លទ្ធកម្មសេវាទីប្រឹក្សា.....	១១៩
៨. ៤. ដំណើរការលទ្ធកម្មសាធារណៈ.....	១២១
៨. ៤. ១. ការរៀបចំផែនការលទ្ធកម្ម.....	១២១
៨. ៤. ២. ការអនុម័តផែនការលទ្ធកម្ម.....	១២២
៨. ៤. ៣. ការស្នើសុំធានាចំណាយសម្រាប់អនុវត្តកិច្ចលទ្ធកម្ម.....	១២៣
៨. ៤. ៤. នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្ម.....	១២៣
៨. ៤. ៥. ការវាយការណ៍អំពីការអនុវត្តកិច្ចលទ្ធកម្ម.....	១២៤

៨.៤.៦. ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ.....	១២៥
៨.៤.៧. លទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិក.....	១២៥
៨.៤.៨. លទ្ធកម្មប្រកបដោយចីរភាព.....	១២៥
៨.៥. ការដោះស្រាយបណ្តឹងតវ៉ា.....	១២៦
៨.៦. ក្រមសីលធម៌លទ្ធកម្ម.....	១២៦
៨.៧. ទោសប្បញ្ញត្តិ.....	១២៦
ជំពូកទី៩ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ.....	១២៧
៩.១. ក្របខ័ណ្ឌគតិយុត្ត.....	១២៧
៩.២. ក្របខ័ណ្ឌស្ថាប័ន.....	១២៨
៩.២.១. អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ.....	១២៨
៩.២.២. អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ.....	១២៩
៩.២.៣. អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ.....	១៣០
៩.៣. ប្រភពទ្រព្យសម្បត្តិរដ្ឋ.....	១៣០
៩.៣.១. ទ្រព្យសម្បត្តិរដ្ឋដោយធម្មជាតិ.....	១៣០
៩.៣.២. ទ្រព្យសម្បត្តិរដ្ឋដោយមនុស្សជាតិ.....	១៣០
៩.៤. ប្រភេទទ្រព្យសម្បត្តិរដ្ឋ.....	១៣០
៩.៤.១. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ.....	១៣១
៩.៤.២. ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ.....	១៣១
៩.៥. យន្តការនៃការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ.....	១៣២
៩.៥.១. ការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ.....	១៣២
៩.៥.២. គោលការណ៍ធ្វើអនុប្បយោគ និងអធិប្បយោគទ្រព្យសម្បត្តិរដ្ឋ.....	១៣៥
៩.៥.៣. គោលការណ៍លទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ.....	១៣៥
៩.៥.៤. គោលការណ៍ជួលទ្រព្យសម្បត្តិរដ្ឋ.....	១៣៦
៩.៥.៥. គោលការណ៍ទិញ ការលក់ ការដូរ ឬ ការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស.....	១៣៧
៩.៥.៦. គោលការណ៍បដិទាន.....	១៣៨
៩.៥.៧. គោលការណ៍សម្បទាន.....	១៣៨
៩.៥.៨. គោលការណ៍ផ្ទេរទ្រព្យសម្បត្តិរដ្ឋ.....	១៣៩
៩.៥.៩. គោលការណ៍លក់ទ្រព្យសម្បត្តិរដ្ឋ.....	១៤០
៩.៥.១០. គោលការណ៍ការដោះដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ.....	១៤១
៩.៥.១១. គោលការណ៍ប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ.....	១៤៣
៩.៥.១២. គោលការណ៍ជម្រះ និងការលុបចោល.....	១៤៤

៩.៥.១៣. គោលការណ៍គ្រប់គ្រង និងចាត់ចែងចំណូលពីទ្រព្យសម្បត្តិរដ្ឋ.....	១៤៧
៩.៥.១៤. គោលការណ៍គ្រប់គ្រង ថែរក្សា និងប្រើប្រាស់ធនធានយន្ត	១៤៧
៩.៥.១៥. ការដកហូតមកជាទ្រព្យសម្បត្តិរដ្ឋ.....	១៤៧
៩.៦. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ.....	១៤៧
៩.៧. សវនកម្ម និងអធិការកិច្ច.....	១៤៨
ជំពូកទី១០ ការគ្រប់គ្រងការវិនិយោគសាធារណៈ	១៤៩
១០.១. ក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ត.....	១៤៩
១០.១.១. ក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តរួម.....	១៤៩
១០.១.២. ក្របខ័ណ្ឌគតិយុត្តតាមប្រភេទគម្រោងវិនិយោគសាធារណៈ.....	១៥០
១០.២. ក្របខ័ណ្ឌស្ថាប័ន.....	១៥២
១០.២.១. តួនាទី និងភារកិច្ចនៃក្រសួង ស្ថាប័ន.....	១៥២
១០.២.២. គណៈកម្មការវិនិយោគសាធារណៈ.....	១៥៤
១០.២.៣. យន្តការគាំទ្រហិរញ្ញវត្ថុ.....	១៥៤
១០.២.៤. ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនៃគម្រោងវិនិយោគសាធារណៈ.....	១៥៥
១០.៣. គោលការណ៍ និងលក្ខខណ្ឌតម្រូវ.....	១៥៥
១០.៣.១. គោលការណ៍សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ.....	១៥៥
១០.៣.២. លក្ខខណ្ឌតម្រូវសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ.....	១៥៦
១០.៤. វដ្តគម្រោងវិនិយោគសាធារណៈ	១៥៧
១០.៥. កាតព្វកិច្ចរបាយការណ៍.....	១៦០
ជំពូកទី១១ ការគ្រប់គ្រងបំណុលសាធារណៈ	១៦២
១១.១. ក្របខ័ណ្ឌគតិយុត្ត.....	១៦៣
១១.២. ក្របខ័ណ្ឌស្ថាប័ន.....	១៦៣
១១.២.១. គណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ.....	១៦៣
១១.២.២. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.....	១៦៣
១១.២.៣. ធនាគារជាតិនៃកម្ពុជា.....	១៦៤
១១.២.៤. ស្ថាប័នអនុវត្តគម្រោងវិនិយោគសាធារណៈ.....	១៦៤
១១.៣. គោលការណ៍គ្រឹះនៃការគ្រប់គ្រងបំណុលសាធារណៈ.....	១៦៤
១១.៣.១. គោលការណ៍នៃការគ្រប់គ្រងបំណុលសាធារណៈ	១៦៤
១១.៣.២. គោលការណ៍នៃការបោះផ្សាយ និងដាក់លក់មូលបត្ររដ្ឋ	១៦៥
១១.៤. កិច្ចដំណើរការនៃការគ្រប់គ្រងបំណុលសាធារណៈ.....	១៦៦
១១.៤.១. ប្រតិបត្តិការគ្រប់គ្រងបំណុលសាធារណៈ	១៦៧

១១.៤.២. ការគ្រប់គ្រង និងតាមដានហានិភ័យបំណុល.....	១៦៧
១១.៤.៣. ការវិភាគចីរភាពបំណុល.....	១៦៨
១១.៤.៤. កិច្ចបញ្ជាក់ និងរបាយការណ៍ស្តីពីបំណុលសាធារណៈ.....	១៦៩
១១.៥. តម្លាភាពព័ត៌មានស្តីពីបំណុលសាធារណៈ.....	១៧០
ជំពូកទី១២ ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៧១
១២.១. ក្របខ័ណ្ឌគតិយុត្ត.....	១៧១
១២.២. ក្របខ័ណ្ឌស្ថាប័ន.....	១៧២
១២.២.១. ថ្នាក់ជាតិ.....	១៧២
១២.២.២. ថ្នាក់ក្រោមជាតិ.....	១៧៣
១២.៣. មុខងារ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៧៦
១២.៣.១. មុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៧៦
១២.៣.២. ចំណូលថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៧៦
១២.៣.៣. ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៧៨
១២.៤. គោលការណ៍រួមក្នុងការគ្រប់គ្រងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៧៩
១២.៤.១. គោលការណ៍នៃការគ្រប់គ្រងថវិកា.....	១៧៩
១២.៤.២. វដ្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៧៩
១២.៥. ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៨៤
១២.៦. ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៨៦
ជំពូកទី១៣ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ.....	១៨៨
១៣.១. ក្របខ័ណ្ឌគតិយុត្ត.....	១៨៩
១៣.២. ក្របខ័ណ្ឌស្ថាប័ន.....	១៨៩
១៣.២.១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.....	១៨៩
១៣.២.២. ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល.....	១៩១
១៣.៣. កិច្ចដំណើរការនៃ FMIS.....	១៩១
១៣.៣.១. មុខងារក្នុង FMIS.....	១៩៣
១៣.៣.២. សន្ទានកម្មពីប្រព័ន្ធផ្សេងទៀតជាមួយនឹង FMIS.....	២០០
១៣.៣.៣. មុខងារគាំទ្រ/ភ្ជាប់ផ្សេងទៀត.....	២០២
១៣.៤. ការតាមដាន និងវាយតម្លៃ.....	២០៣
ជំពូកទី១៤ កិច្ចបញ្ជាក់ភាគនរណេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ.....	២០៤
១៤.១. ក្របខ័ណ្ឌគតិយុត្ត.....	២០៤
១៤.២. ក្របខ័ណ្ឌស្ថាប័ន.....	២០៥

១៤.២.១. និយ័តករគណនេយ្យនិងសវនកម្មក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ.....	២០៥
១៤.២.២. អគ្គនាយកដ្ឋានរតនាគារជាតិ	២០៥
១៤.២.៣. អង្គភាពពាក់ព័ន្ធសំខាន់ៗផ្សេងទៀត	២០៥
១៤.៣. គោលការណ៍គណនេយ្យសាធារណៈសំខាន់ៗ.....	២០៩
១៤.៣.១. គណនេយ្យថវិកា.....	២០៩
១៤.៣.២. គណនេយ្យទូទៅ.....	២១០
១៤.៣.៣. គណនេយ្យវិភាគ.....	២១១
១៤.៣.៤. អន្តរកាលការអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា	២១១
១៤.៤. ការកត់ត្រាប្រតិបត្តិការគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ.....	២១៣
១៤.៤.១. បញ្ជីគណនេយ្យ.....	២១៣
១៤.៤.២. ការផ្គង់ឯកសារ.....	២១៣
១៤.៤.៣. ការបិទបញ្ជីចុងឆ្នាំ.....	២១៤
១៤.៤.៤. ការរក្សាទុកបញ្ជីគណនេយ្យ.....	២១៤
១៤.៤.៥. ប្រព័ន្ធរបាយការណ៍.....	២១៤
១៤.៥. ច្បាប់ទូទាត់ថវិកា.....	២១៦
ជំពូកទី១៥ ការតាមដាន និងវាយតម្លៃការអនុវត្តថវិកា.....	២១៨
១៥.១. ក្របខ័ណ្ឌគតិយុត្ត.....	២១៨
១៥.២. ក្របខ័ណ្ឌស្ថាប័ន	២១៩
១៥.២.១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.....	២១៩
១៥.២.២. ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល.....	២១៩
១៥.៣. គណនេយ្យភាពក្នុងការអនុវត្តថវិកា.....	២១៩
១៥.៤. ក្របខ័ណ្ឌនៃការតាមដាន និងវាយតម្លៃ.....	២២០
១៥.៤.១. ការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម	២២១
១៥.៤.២. ដំណើរការនៃការតាមដាន.....	២២២
១៥.៤.៣. ដំណើរការនៃការវាយតម្លៃ.....	២២៣
ជំពូកទី១៦ គ្រឹះស្ថានសាធារណៈរដ្ឋបាល	២២៥
១៦.១. ក្របខ័ណ្ឌគតិយុត្ត.....	២២៥
១៦.២. ក្របខ័ណ្ឌស្ថាប័ន.....	២២៦
១៦.២.១. អាណាព្យាបាល.....	២២៦
១៦.២.២. ក្រុមប្រឹក្សាភិបាល	២២៧
១៦.២.៣. នាយកគ្រឹះស្ថាន.....	២២៨

១៦.២.៤. បុគ្គលិកគ្រឹះស្ថាន	២២៩
១៦.៣. ដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ.....	២២៩
១៦.៣.១. ការរៀបចំថវិកា	២២៩
១៦.៣.២. ការអនុវត្តថវិកា.....	២៣០
១៦.៣.៣. កិច្ចលទ្ធកម្ម	២៣២
១៦.៣.៤. កិច្ចបញ្ជីកាតណនេយ្យ.....	២៣២
១៦.៣.៥. ការវិនិយោគសាធារណៈរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល.....	២៣៣
១៦.៣.៦. ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ.....	២៣៣
១៦.៣.៧. គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ.....	២៣៤
១៦.៤. ការត្រួតពិនិត្យ និងវាយតម្លៃ.....	២៣៤
១៦.៤.១. កាតព្វកិច្ចរបាយការណ៍	២៣៤
១៦.៤.២ ការតាមដាន និងវាយតម្លៃក្នុងក្របខ័ណ្ឌថវិកាកម្មវិធី	២៣៥
១៦.៥. កាតព្វកិច្ចសារពើពន្ធ.....	២៣៥
១៦.៦. សវនកម្ម និងអធិការកិច្ច	២៣៥
ជំពូកទី១៧ សហគ្រាសសាធារណៈ.....	២៣៧
១៧.១. ក្របខ័ណ្ឌគតិយុត្ត.....	២៣៧
១៧.២. ទម្រង់ និងការបង្កើតសហគ្រាសសាធារណៈ	២៣៨
១៧.៣. ការរំលាយ ការបញ្ចូលគ្នា និងការបំបែកចេញ.....	២៣៩
១៧.៤. រចនាសម្ព័ន្ធគ្រប់គ្រងសហគ្រាសសាធារណៈ.....	២៣៩
១៧.៤.១. អាណាព្យាបាលភាព និងម្ចាស់ភាគហ៊ុនរបស់រដ្ឋ.....	២៣៩
១៧.៤.២. ក្រុមប្រឹក្សាភិបាល	២៤០
១៧.៤.៣. គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល	២៤១
១៧.៤.៤. អគ្គនាយក ឬ នាយកប្រតិបត្តិ.....	២៤១
១៧.៤.៥. មន្ត្រីត្រួតពិនិត្យសហគ្រាសសាធារណៈ	២៤២
១៧.៤.៦. បុគ្គលិក.....	២៤២
១៧.៥. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់សហគ្រាសសាធារណៈ.....	២៤២
១៧.៥.១. កិច្ចដំណើរការថវិកា.....	២៤២
១៧.៥.២ ការគ្រប់គ្រងការវិនិយោគសាធារណៈ.....	២៤៣
១៧.៥.៣. លទ្ធកម្មសាធារណៈ.....	២៤៣
១៧.៥.៤. ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ.....	២៤៣
១៧.៥.៥. ការគ្រប់គ្រងគណនេយ្យ	២៤៣

១៧. ៥. ៦. របបសារពើពន្ធ.....	២៤៤
១៧. ៥. ៧. កាតព្វកិច្ចរបាយការណ៍របស់សហគ្រាសសាធារណៈ.....	២៤៤
១៧. ៥. ៨. សវនកម្មនិងអធិការកិច្ចហិរញ្ញវត្ថុ.....	២៤៤
ជំពូកទី១៨ សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ.....	២៤៥
១៨. ១. ក្របខ័ណ្ឌគតិយុត្ត.....	២៤៦
១៨. ២. សវនកម្មផ្ទៃក្នុង.....	២៤៧
១៨. ២. ១. តួនាទី និងភារកិច្ច.....	២៤៨
១៨. ២. ២. នីតិវិធីការងារ.....	២៥០
១៨. ៣. អធិការកិច្ចហិរញ្ញវត្ថុ.....	២៥១
១៨. ៣. ១. តួនាទី និងភារកិច្ច.....	២៥១
១៨. ៣. ២. នីតិវិធីការងារ.....	២៥៣
១៨. ៤. សវនកម្មលើគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍.....	២៥៤
១៨. ៥. យន្តការសម្របសម្រួល.....	២៥៤
១៨. ៥. ១. យន្តការសម្របសម្រួលរវាងអធិការកិច្ច និងសវនកម្មផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន.....	២៥៤
១៨. ៥. ២. យន្តការសម្របសម្រួលរវាងសវនកម្មផ្ទៃក្នុងជាមួយអាជ្ញាធរសវនកម្មជាតិ.....	២៥៥
បញ្ចប់សម្ព័ន្ធ.....	២៥៦
ឧបសម្ព័ន្ធទី១ សន្តានុក្រម.....	២៥៧
ឧបសម្ព័ន្ធទី២ បញ្ជីឯកសារយោង.....	២៧៥
ឧបសម្ព័ន្ធទី៣ តួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ... ..	២៧៨
ឧបសម្ព័ន្ធទី៤ តារាងឈ្មោះនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល.....	២៨៤
ឧបសម្ព័ន្ធទី៥ តារាងឈ្មោះនៃសហគ្រាសសាធារណៈ.....	២៨៥

បញ្ជីពាក្យកាត់

ក. គ. ម.	ក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
ក. ថ. ម.	ក្របខ័ណ្ឌថវិការយៈពេលមធ្យម
ក. ស. ហ. វ.	ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក. ស. អ.	ក្រុមការងាររៀបចំសុខដុមនីយកម្ម នៃមុខងារអធិការកិច្ចហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុង
ក. ហ. ម.	ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម
ក្រ. ច.	ក្រុមហ៊ុនចម្រុះ
ក្រ. រ.	ក្រុមហ៊ុនរដ្ឋ
គ. គ. ព.	គណៈកម្មាធិការគោលនយោបាយសារពើពន្ធ
គ. ជ. អ. ប.	គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
គ. ត. ព.	គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលសារពើពន្ធ
គ. ប. ទ.	គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
គ. ម. ព.	គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ
គ. វ. ស.	គណៈកម្មការវិនិយោគសាធារណៈ
ដ. ប. ស.	ការដេញថ្លៃដោយប្រកួតប្រជែងក្នុងស្រុក
ដ. ប. អ.	ការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ
ផ. យ. ថ.	ផែនការយុទ្ធសាស្ត្រថវិកា
ផ. ស. ស.	ផលិតផលក្នុងស្រុកសរុប
ព. ថ.	ការពិគ្រោះថ្លៃ
ស. ត.	ការស្ទង់តម្លៃ
អ. ព. ដ.	អគ្គនាយកដ្ឋានពន្ធដារ
អ. ស. ហ.	អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
AM	Asset Management ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
AP	Accounts Payable គណនីត្រូវសង
AR	Accounts Receivable គណនីត្រូវទាញ
ASYCUDA	Automated System for Customs Data ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ

BA	Budget Allocation វិភាជន៍ថវិកា
BP	Budget Planning រៀបចំផែនការថវិកា
CAP	Consolidated Action Plan ផែនការសកម្មភាពរួម
CM	Cash Management គ្រប់គ្រងសាច់ប្រាក់
DMFAS	Debt Management and Financial Analysis System ប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល
EFT	Electronic Funds Transfer ការទូទាត់តាមអេឡិចត្រូនិក
FMIS	Financial Management Information Systems ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
GDP	Gross Domestic Product ផលិតផលក្នុងស្រុកសរុប
GFS	Government Finance Statistics ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល
GL	General Ledger សៀវភៅធំ
IM	Inventory Management គ្រប់គ្រងសន្លឹក
IPSAS	International Public Sector Accounting Standards ស្តង់ដាគណនេយ្យអន្តរជាតិសម្រាប់វិស័យសាធារណៈ
NRMIS	Non-tax Revenue Management Information System ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
PDF	Project Development Fund / Facility យន្តការគាំទ្រហិរញ្ញវត្ថុ
PO	Purchase Order ការទិញ
PPG	Public and Publicly Guaranteed បំណុលសាធារណៈ រួមទាំងបំណុលដែលមានការធានាពីរដ្ឋ
PR	Procurement Requisition លទ្ធកម្ម
PV	Present Value តម្លៃបច្ចុប្បន្ន
SARMIS	State Asset Register Management Information System ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

SNIF	Sub-National Investment Fund មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ
SOP	Standard Operating Procedure នីតិវិធីស្តង់ដារប្រតិបត្តិ

បញ្ជីដ្យាក្រាម

ដ្យាក្រាម ២.១. រចនាសម្ព័ន្ធទូទៅ និងទំនាក់ទំនងនៃក្របខ័ណ្ឌគតិយុត្តហិរញ្ញវត្ថុសាធារណៈ.....	៥
ដ្យាក្រាម ៣.១. ទំនាក់ទំនងនៃថវិកា និងសមិទ្ធកម្មនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ.....	២៩
ដ្យាក្រាម ៣.២. ចំណុចសំខាន់ៗនៅក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា.....	៣៩
ដ្យាក្រាម ៥.១. រូបភាពរួមនៃការអនុវត្តថវិកា	៦៣
ដ្យាក្រាម ៥.២. បរិបទចំណាយ និងនីតិវិធីសំខាន់ៗនៃការអនុវត្តចំណាយ	៧០
ដ្យាក្រាម ៥.៣. ដំណាក់កាលសំខាន់ៗនៃចំណាយដែលតម្រូវឱ្យមានការធានាចំណាយ.....	៧១
ដ្យាក្រាម ៥.៤. ដំណាក់កាលសំខាន់ៗនៃចំណាយចរន្តដែលតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្ម	៧៤
ដ្យាក្រាម ៥.៥. ដំណាក់កាលសំខាន់ៗនៃចំណាយមូលធន.....	៧៦
ដ្យាក្រាម ៦.១. នីតិវិធីនៃការប្រមូលចំណូលសារពើពន្ធដោយអង្គភាពពន្ធដារ និងធនាគារ.....	៨៧
ដ្យាក្រាម ៦.២. នីតិវិធីនៃការប្រមូលចំណូលសារពើពន្ធដែលបង់តាមប្រព័ន្ធអនឡាញ	៨៨
ដ្យាក្រាម ៦.៣. នីតិវិធីនៃការផ្គង់ចំណូលសារពើពន្ធ.....	៨៩
ដ្យាក្រាម ៦.៤. នីតិវិធីនៃការបង់ចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាតាមប្រព័ន្ធធនាគារ និង ការកត់ត្រាចំណូលចូលថវិកាជាតិ	៩១
ដ្យាក្រាម ៧.១. នីតិវិធីនៃការបង់ ឬ ផ្ទេរចូលគណនីទោលរបស់រដ្ឋធនាគារ ឬ ធនាគារ.....	១០៦
ដ្យាក្រាម ៧.២. នីតិវិធីនៃការបង់តាមរដ្ឋទេយ្យករចំណូល ឬ ភ្នាក់ងារប្រមូលចំណូល	១០៦
ដ្យាក្រាម ៧.៣. ការកត់ត្រាចំណូលមិនមែនសារពើពន្ធ (ផ្ទេរចូលថវិកាជាតិ).....	១០៨
ដ្យាក្រាម ៩.១. ស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ.....	១២៨
ដ្យាក្រាម ៩.២. ដំណើរការបញ្ជូនបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ.....	១៣៣
ដ្យាក្រាម ១០.១. ដំណាក់កាលនៃវដ្តគម្រោងវិនិយោគសាធារណៈ.....	១៥៧
ដ្យាក្រាម ១២.១. វដ្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ.....	១៨០
ដ្យាក្រាម ១៣.១. ទិដ្ឋភាពរួមនៃ FMIS	១៩២
ដ្យាក្រាម ១៣.២. ទិដ្ឋភាពរួមនៃមុខងាររៀបចំផែនការថវិកា	១៩៣
ដ្យាក្រាម ១៣.៣. ទិដ្ឋភាពទូទៅនៃមុខងារវិភាគន័យថវិកា.....	១៩៤
ដ្យាក្រាម ១៣.៤. ទិដ្ឋភាពទូទៅនៃការបញ្ជាទិញក្នុង FMIS	១៩៥
ដ្យាក្រាម ១៣.៥. ទិដ្ឋភាពរួមនៃមុខងារលទ្ធកម្មពេញលេញ	១៩៥
ដ្យាក្រាម ១៣.៦. ទិដ្ឋភាពទូទៅនៃមុខងារគណនីត្រូវទារ.....	១៩៦
ដ្យាក្រាម ១៣.៧. ទិដ្ឋភាពទូទៅនៃមុខងារគណនីត្រូវសង	១៩៧
ដ្យាក្រាម ១៣.៨. ទិដ្ឋភាពទូទៅនៃមុខងារគ្រប់គ្រងសាច់ប្រាក់	១៩៨
ដ្យាក្រាម ១៣.៩. ទិដ្ឋភាពទូទៅនៃមុខងារសៀវភៅធំ	១៩៩

ដ្យាក្រាម ១៣.១០. ទិដ្ឋភាពទូទៅនៃមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ.....	២០០
ដ្យាក្រាម ១៤.១. វិប្បដ្ឋក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសរុប	២០៩
ដ្យាក្រាម ១៥.១. ក្របខ័ណ្ឌតាមដាន និងវាយតម្លៃ.....	២២១
ដ្យាក្រាម ១៥.២. ដំណាក់កាលនៃការតាមដាន និងវាយតម្លៃ.....	២២១
ដ្យាក្រាម ១៨.១. រូបភាពរួមនៃការវាយការណ៍របស់សវនកម្មផ្ទៃក្នុង អធិការកិច្ចហិរញ្ញវត្ថុ និងអាជ្ញាធរ សវនកម្មជាតិ.....	២៤៧

បញ្ជីតារាង

តារាង ២.១. តួនាទី និងភារកិច្ចរបស់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ.....	១៣
តារាង ២.២. ក្របខ័ណ្ឌការងារ និងកាលវិភាគនៃវដ្តថវិកា (ថវិកាឆ្នាំ N+1).....	២២
តារាង ៤.១. ប្រតិទិនការងារនៃការរៀបចំ និងអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ.....	៤៤
តារាង ៦.១. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានពន្ធដារនៅក្នុងការងារថវិកា.....	៨២
តារាង ៦.២. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅក្នុងការងារថវិកា.....	៨៣
តារាង ៦.៣. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ.....	៩៣
តារាង ៧.១. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធ.....	១១១
តារាង ៨.១. ស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម.....	១១៥
តារាង ៨.២. វិធីសាស្ត្រលទ្ធកម្មសម្រាប់ទំនិញ សំណង់ និងសេវាកម្ម.....	១១៨
តារាង ៨.៣. វិធីសាស្ត្រលទ្ធកម្មសេវាកម្មទីប្រឹក្សា.....	១២០
តារាង ៨.៤. ដំណើរការរៀបចំផែនការលទ្ធកម្មក្នុងស្ថាប័នអនុវត្តលទ្ធកម្ម.....	១២២
តារាង ៩.១. វិហារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋពីអង្គភាពប្រើប្រាស់ អាជ្ញាធរកាន់កាប់ ដល់អាជ្ញាធរ គ្រប់គ្រង.....	១៣៣
តារាង ១០.១. លិខិតបទដ្ឋានគតិយុត្តទៅតាមប្រភេទគម្រោងវិនិយោគសាធារណៈ.....	១៥០
តារាង ១០.២. គោលការណ៍រួមក្នុងការជ្រើសរើសការស្នើគម្រោង និងធ្វើថវិកានីយកម្ម.....	១៥៥
តារាង ១០.៣. គោលការណ៍អប្បបរមាដោយឡែកត្រូវអនុវត្តសម្រាប់គម្រោងវិនិយោគសាធារណៈ.....	១៥៦
តារាង ១៤.១. កាតព្វកិច្ចរយការណ៍របស់អង្គភាពពាក់ព័ន្ធសំខាន់ៗក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ....	២០៥
តារាង ១៦.១. ដំណើរការនៃការគ្រោងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល.....	២៣០
តារាង ១៨.១. សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល.....	២៤៥

ជំពូកទី១ សេចក្តីផ្តើម

១.១. សាវតារ

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់អាទិភាពមួយនៅក្នុងរបៀបវារៈនៃការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាពេលកន្លងមក និងនៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីកែទម្រង់នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០០៤ ដោយត្រូវអនុវត្តតាមអភិក្រមជាដំណាក់កាលទាំង ៤ គឺ ១) **ភាពជឿទុកចិត្តនៃថវិកា (២០០៥-២០០៨)**, ២) **គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥)**, ៣) **ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ (២០១៦-២០២២)**, និង ៤) **គណនេយ្យភាពសមិទ្ធកម្ម (២០២៣-២០២៧)** ។ គោលដៅចម្បងនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការផ្លាស់ប្តូរជាបណ្តើរៗនៃប្រព័ន្ធថវិកា និងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈពី «**ប្រព័ន្ធថវិកាដែលផ្អែកលើធាតុចូល និងមជ្ឈការ**» ឆ្ពោះទៅ «**ប្រព័ន្ធថវិកាដែលផ្អែកលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការ**» ស្របតាមបទដ្ឋាន និងឧត្តមានុវត្តន៍ជាអន្តរជាតិ ព្រមទាំងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា។

ក្រោមកម្មវិធីកែទម្រង់នេះ, លិខិតបទដ្ឋានគតិយុត្ត វិធាន នីតិវិធី និងគោលការណ៍ណែនាំជាច្រើន ត្រូវបានរៀបចំ កែលម្អ និងដាក់ឱ្យប្រើប្រាស់ សំដៅឆ្លើយតបទៅនឹងការវិវត្តនៃការអនុវត្តជាក់ស្តែងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ ជាក់ស្តែង, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលជាគតិយុត្តគោល ត្រូវបានរៀបចំ និងប្រកាសដាក់ឱ្យប្រើប្រាស់ដំបូង នៅឆ្នាំ១៩៩៣ ក្រោមឈ្មោះថា «ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ»។ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុនេះ ត្រូវបានពិនិត្យឡើងវិញលើកទី១ នៅឆ្នាំ២០០៨ និងត្រូវបានជំនួសដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅចម្បង ដើម្បីរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធថវិកាកម្មវិធី។ នៅក្នុងឆ្នាំ២០២៣, ច្បាប់នេះក៏ត្រូវបានពិនិត្យឡើងវិញម្តងទៀត និងត្រូវបានជំនួសដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្នុងគោលដៅរៀបចំមូលដ្ឋានគ្រឹះ ក្នុងការកសាងប្រព័ន្ធថវិកាសមិទ្ធកម្ម ដែលគ្រោងនឹងអនុវត្តឱ្យបានជាមូលដ្ឋានចាប់ពីឆ្នាំ២០២៦ តទៅ។

ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដែលត្រូវបានដាក់ឱ្យប្រើនៅខែមីនា ឆ្នាំ២០២៣, រាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) ជាសេនាធិការ បានរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងជួយពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេស គឺការផ្តល់នូវតម្លៃបន្ថែមជាសារវន្តដល់ដំណើរការនៃការរៀបចំ ការវិភាគ ការអនុវត្ត និងការត្រួតពិនិត្យ និងវាយតម្លៃថវិកា ឱ្យកាន់តែមានផលិតភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព តម្លាភាព និងចីរភាព។ គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឯកសារគោលដែលចង្អុលបង្ហាញណែនាំក្រសួង

ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីគោលការណ៍ច្បាប់, លិខិតបទដ្ឋាន គតិយុត្ត, វិធាន, យន្តការ, និងនីតិវិធីរួម សំដៅធានាសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តគោលការណ៍ គន្លឹះៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

គោលការណ៍ណែនាំរួមនេះនឹងក្លាយជាឯកសារប្រើប្រាស់ដ៏មានសារៈសំខាន់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដើម្បី យល់កាន់តែច្បាស់ពីតួនាទី ភារកិច្ច និងភាពប្រទាក់ក្រឡាទៅនឹងការអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់អង្គភាព សាមី និងអង្គភាពពាក់ព័ន្ធដទៃទៀត។

១.២. គោលបំណង

គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានគោលបំណងកំណត់បទដ្ឋានរួមមួយ ដើម្បី ចង្អុលបង្ហាញ និងណែនាំអំពីគោលការណ៍ វិធាន និងនីតិវិធីរួម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ ដំណាក់កាលនៃវដ្តថវិកា និងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

ផ្ដើមចេញពីមគ្គុទេសក៍រួមនេះ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោម ជាតិ អាចប្រើប្រាស់គោលការណ៍ណែនាំរួមនេះ ជាឯកសារយោង ដើម្បីប្រមូលផ្តុំ ចងក្រង និងរៀបចំគោលការណ៍ ណែនាំលម្អិតស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពសាមី។ គោលការណ៍ណែនាំលម្អិតទាំងនេះ ត្រូវគោរពតាមគោលការណ៍ចម្បង ដែលមានចែងនៅក្នុងគោលការណ៍ណែនាំរួមនេះ ដើម្បីពង្រឹងអនុលោមភាព សង្គតិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

១.៣. វិសាលភាព និងចន្លោះសម្ព័ន្ធ

គោលការណ៍ណែនាំរួមនេះ មានវិសាលភាពគ្របដណ្តប់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថាន សាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។

ជារួម, ឯកសារនេះ ត្រូវបានរៀបចំជា ១៨ ជំពូក ទៅតាមវដ្តនៃការគ្រប់គ្រងថវិការួមមាន ១) ដំណាក់កាល រៀបចំ និងអនុម័ត, ២) ដំណាក់កាលអនុវត្តថវិកា, និង ៣) ដំណាក់កាលត្រួតពិនិត្យ តាមដាន និងវាយតម្លៃថវិកា ព្រមទាំងសមាសភាគពាក់ព័ន្ធ ទាំងផ្នែកចំណូល និងចំណាយ, លទ្ធកម្មសាធារណៈ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ការគ្រប់គ្រងការវិនិយោគសាធារណៈ, ការគ្រប់គ្រងបំណុលសាធារណៈ, ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ, ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការងារសវនកម្ម និង អធិការកិច្ចហិរញ្ញវត្ថុ។

១.៤. វិធីសាស្ត្រ

ដើម្បីសម្រេចបានតាមគោលបំណងនេះ, គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើងជានីតិវិធីប្រតិបត្តិការរួម (Operational Manual) សម្រាប់ជាមូលដ្ឋានក្នុងការបំពេញការងារ នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា និងការងារពាក់ព័ន្ធផ្សេងទៀតនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបាន៖

ទី១-ប្រមូលផ្តុំ សម្រិតសម្រាំងខ្លឹមសារ និងចងក្រងនូវគោលការណ៍ណែនាំរួមគន្លឹះៗ ដែលបានដាក់ឱ្យ អនុវត្តតាមរយៈលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយនឹងបន្តអនុវត្តក្នុងរយៈពេលមធ្យម និងវែង។

ទី២-ចុះសិក្សា និងជួបពិភាក្សាជាមួយអ្នកអនុវត្តផ្ទាល់ (វិធីសាស្ត្រពិគ្រោះឡើងលើ) ដើម្បីស្វែងយល់អំពី នីតិវិធីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈជាក់ស្តែង។

ទី៣-សិក្សា វិភាគ និងកែលម្អឱ្យមានជា «តម្លៃបន្ថែម» សម្រាប់ជាមូលដ្ឋានក្នុងការធ្វើឱ្យប្រសើរឡើងនូវ ចំណុចខ្វះខាតនោះផ្នែកខ្លះនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងលិខិតបទដ្ឋានគតិយុត្តកម្រិតអនុក្រឹត្យ និងការអនុវត្តជាក់ស្តែង។

គោលការណ៍ណែនាំរួមនេះជា «ឯកសាររស់» ដែលរាជរដ្ឋាភិបាលនឹងត្រូវធ្វើបច្ចុប្បន្នកម្មស្របទៅតាម វឌ្ឍនភាពជាបន្តបន្ទាប់នៃក្របខ័ណ្ឌលទ្ធផល ដែលបានមកពីការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា ដោយផ្អែកលើការធ្វើវិសោធនកម្មច្បាប់ ឬ ការអនុម័តច្បាប់ថ្មីៗ ជាពិសេសគឺ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ដែលតម្រូវឱ្យមានការកែសម្រួល បន្ថែមជាចាំបាច់។

១.៥. អ្នកប្រើប្រាស់

គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឯកសាររបស់រាជរដ្ឋាភិបាល ដែលនឹង ផ្តល់មូលដ្ឋានគ្រឹះបន្ថែម ចំពោះអ្នកពាក់ព័ន្ធ ដូចខាងក្រោម៖

- អ្នកប្រើប្រាស់ផ្ទាល់រួមមាន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោម ជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀត ដែលត្រូវប្រើ គោលការណ៍ណែនាំរួមនេះជាមូលដ្ឋាន សម្រាប់ជាត្រឹមស័យក្នុងការរៀបចំដាក់ឱ្យអនុវត្តនីតិវិធីលម្អិត នៃការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុសាធារណៈ ក្នុងក្រសួង ស្ថាប័ន ឬ អង្គភាពសាមីរៀងៗខ្លួន ឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់
- ស្ថាប័នបណ្តុះបណ្តាល និងគ្រឹះស្ថានអប់រំពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល
- មជ្ឈដ្ឋានផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស ដែលចាប់អារម្មណ៍អំពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជារួមមាន អ្នកសិក្សាស្រាវជ្រាវ, ស្ថាប័នអប់រំ, សិស្ស និស្សិត, ស្ថាប័នមិនមែនរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ជាដើម ដែលអាចប្រើប្រាស់គោលការណ៍ណែនាំរួមនេះ សម្រាប់ជាឯកសារយោងក្នុង ការសិក្សាស្វែងយល់, ស្រាវជ្រាវ, រៀនសូត្រ, និងដកពិសោធន៍បន្ថែម ពាក់ព័ន្ធនឹងដំណើរការនៃការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូលរបស់កម្ពុជា។



ជំពូកទី២

ក្របខ័ណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅដល់សំណុំនៃច្បាប់ បទដ្ឋាន ប្រព័ន្ធ និងនីតិវិធី សម្រាប់គ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានហិរញ្ញវត្ថុសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរួមមាន ចំណូល ចំណាយ ទ្រព្យសកម្ម និងទ្រព្យអកម្ម ប្រកបដោយចីរភាព ស្ថិរភាព និងប្រសិទ្ធភាពក្នុងរយៈពេលមធ្យម និងវែង ក្នុងគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ ដំណើរការនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុសាធារណៈ រួមមាន ការរៀបចំគោលនយោបាយ, ការរៀបចំធនធានហិរញ្ញវត្ថុ, ការវិភាគថវិកា, ការអនុវត្តចំណាយ, ការធ្វើកិច្ចបញ្ជី, ការធ្វើសវនកម្ម, និងការធ្វើអធិការកិច្ចហិរញ្ញវត្ថុ។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏រួមបញ្ចូលផងដែរនូវការ គ្រប់គ្រងការវិនិយោគសាធារណៈ ការគ្រប់គ្រងបំណុលសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទាំងទ្រព្យ ហិរញ្ញវត្ថុ និងទ្រព្យមិនមែនហិរញ្ញវត្ថុ។

ជំពូកនេះបង្ហាញដោយសង្ខេបអំពីក្របខ័ណ្ឌរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើ៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- គោលការណ៍គ្រឹះ ថវិកា និងធនធាននិងបន្ទុករបស់រដ្ឋ
- វដ្តថវិកា
- ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- កម្មវិធីកែទម្រង់ និងយុទ្ធសាស្ត្រពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ
- តម្លាភាពថវិកា
- ទោសប្បញ្ញត្តិស្របតាមបទដ្ឋានគតិយុត្តជាធរមាន។

២.១. ក្របខ័ណ្ឌគតិយុត្ត

ក្របខ័ណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅដល់ច្បាប់, អនុក្រឹត្យ, សភាចរណែនាំរបស់ រាជរដ្ឋាភិបាល, ប្រកាសអន្តរក្រសួង, ប្រកាសរបស់ក្រសួង ស្ថាប័ន, សេចក្តីសម្រេចអន្តរក្រសួង, សេចក្តីសម្រេច របស់ក្រសួង ស្ថាប័ន, សភាចរណែនាំអន្តរក្រសួង ស្ថាប័ន, និងសភាចរណែនាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ នៃវិស័យហិរញ្ញវត្ថុសាធារណៈ។


ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ គឺជាបទប្បញ្ញត្តិគោលសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះច្បាប់នេះកំណត់គោលការណ៍ជាមូលដ្ឋាន សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេស ជំហាននីមួយៗនៃការរៀបចំ អនុម័ត និងអនុវត្តថវិកា និងការត្រួតពិនិត្យ លទ្ធផលថវិកា ព្រមទាំង ការកំណត់មុខងារនិងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធ ឱ្យសម្រេចបាននូវភាពជឿ ទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។ ច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ចំពោះទំនាក់ទំនង និងអន្តរសកម្មភាពរវាងហិរញ្ញវត្ថុសាធារណៈជាតិ ហិរញ្ញវត្ថុសាធារណៈអន្តរជាតិ និងហិរញ្ញវត្ថុ ឯកជនជាតិនិងហិរញ្ញវត្ថុឯកជនអន្តរជាតិ។

ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាបទប្បញ្ញត្តិបន្ថែមឱ្យ ច្បាប់គោល សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលជានីតិបុគ្គលនៃនីតិសាធារណៈមានទ្រព្យសម្បត្តិ ធនធានហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួន។

ក្រៅពីច្បាប់ទាំងពីរខាងលើ នៅមានច្បាប់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈផ្សេងទៀតជាអាទិ៍ ច្បាប់ហិរញ្ញវត្ថុ, ច្បាប់ស្តីពីសារពើពន្ធ, ច្បាប់ស្តីពីគយ, ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ច្បាប់ស្តីពីលទ្ធកម្ម សាធារណៈ, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន, ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើ ទ្រព្យសម្បត្តិរដ្ឋ, ច្បាប់ស្តីពីអស្សាមិករណ៍, និងច្បាប់ស្តីពីសវនកម្ម។ល។

ដ្យាក្រាម ២.១. រចនាសម្ព័ន្ធទូទៅ និងទំនាក់ទំនងនៃក្របខ័ណ្ឌគតិយុត្តហិរញ្ញវត្ថុសាធារណៈ



ច្បាប់ហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រោង និងអនុញ្ញាតចំណូល និងចំណាយប្រចាំឆ្នាំរបស់រដ្ឋ និង កំណត់បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុសាធារណៈ និងការទូទាត់ផ្សេងទៀត ដែលត្រូវបានប្រើប្រាស់ សម្រាប់ ការអនុវត្តមុខងារ កម្មវិធី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ច្បាប់ហិរញ្ញវត្ថុ រួមមាន៖

- ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ឬ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ មានតួនាទីគ្រោង និងអនុញ្ញាតសម្រាប់ការិយបរិច្ឆេទមួយឆ្នាំ នូវប្រភពធនធាន និងបន្ទុករបស់រដ្ឋ អតិរេក ឬ ឱនភាព និងហិរញ្ញប្បទានផ្សេងៗ ដោយធានាតុល្យភាពថវិកា និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអាចកំណត់នូវបទប្បញ្ញត្តិចាំបាច់ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីបម្រើឱ្យរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម, ក្របខ័ណ្ឌថវិការយៈពេលមធ្យម, ផែនការយុទ្ធសាស្ត្រថវិកា, និងគម្រោងថវិកា គឺជាមូលដ្ឋានស្នូលនៃការកសាងច្បាប់នេះ។ សេចក្តីណែនាំក្នុងការរៀបចំច្បាប់នេះ ត្រូវធ្វើជាប្រចាំឆ្នាំ តាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងផ្អែកតាមគោលការណ៍ណែនាំពាក់ព័ន្ធផ្សេងទៀតរួមមាន គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី និងគោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្ម។ សម្រាប់ថវិកាថ្នាក់ជាតិ, ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវវិភាគឥណទានទៅតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដោយឆ្លុះបញ្ចាំងឱ្យឃើញផងដែរនូវថវិកាឧបសម្ព័ន្ធនៅថ្នាក់ជាតិ គណនីពិសេសរតនាគារ និងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្នាក់ជាតិ ទៅតាមកម្មវិធី និងប្រភេទចំណាយ។ សម្រាប់ថវិកាថ្នាក់ក្រោមជាតិ, ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវវិភាគតាមកម្មវិធី និងប្រភេទចំណាយ ចំពោះរដ្ឋបាលរាជធានី ខេត្ត និងជាកញ្ចប់ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីថវិកាឧបសម្ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រសិនបើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំមិនត្រូវបានអនុម័តមុនថ្ងៃទី១ ខែមករា នៃឆ្នាំការិយបរិច្ឆេទនោះ ថវិកាឆ្នាំមុនដូចខាងក្រោម ត្រូវបានបន្តដោយស្របច្បាប់÷

- ១- ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗ ត្រូវបានអនុញ្ញាតនិងបន្តឱ្យប្រមូល ក្នុងករណីខណ្ឌ និងតាមបទប្បញ្ញត្តិដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុពីមុន និងក្នុងក្របខ័ណ្ឌច្បាប់ ព្រមទាំងលិខិតបទដ្ឋានដែលមានជាធរមាន។
- ២- ចំណាយចរន្តថវិការដ្ឋ តាមក្របខ័ណ្ឌនៃឥណទានថវិកាឆ្នាំមុន ដោយគិតតាមវិធីមួយភាគដប់ពីរជាបណ្តោះអាសន្នក្នុងខែនីមួយៗ រហូតដល់ថវិកាថ្មីត្រូវបានអនុម័ត។
- ៣- ចំណាយវិនិយោគ ក្នុងកម្រិតឥណទានទូទាត់ដែលនៅទំនេរនៃក្របខ័ណ្ឌឥណទានថវិកាឆ្នាំមុន ហើយអាចលើសពីនេះក្នុងករណីចាំបាច់ ដោយមិនឱ្យការទូទាត់នោះលើសពីកម្រិតឥណទានភ្ជាប់សន្យា ដែលបានអនុម័តក្នុងថវិកាឆ្នាំមុន។
- ៤- ចំណាយបដិភាគ សម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស និងបន្ទុកបំណុលសាធារណៈ រួមមាន ការរំលស់ប្រាក់ដើម ការប្រាក់ និងបន្ទុកពាក់ព័ន្ធផ្សេងៗ ស្របតាមកិច្ចព្រមព្រៀងជាធរមាន។
- ៥- ចំណាយទាំងឡាយ ដែលជាកាតព្វកិច្ចពាក់ព័ន្ធនឹងសមាជិកភាពរបស់កម្ពុជាក្នុងស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាល។

- ច្បាប់ហិរញ្ញវត្ថុកែតម្រូវ សំដៅដល់ច្បាប់កែប្រែបទប្បញ្ញត្តិនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ប្រសិនបើមានតម្រូវការចាំបាច់ ក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរកាលៈទេសៈ មានជាអាទិ៍ គ្រោះមហន្តរាយ ការផ្លាស់ប្តូរជាតំហុកនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ឬ ភាពចាំបាច់ជាបន្ទាន់ផ្សេងទៀតពាក់ព័ន្ធជាសារវន្តដល់ផលប្រយោជន៍ជាតិ ដែលមិនបានរំពឹងទុកនៅក្នុងការិយបរិច្ឆេទនៃឆ្នាំថវិកា។
- ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ឬ ច្បាប់ទូទាត់ថវិកា សំដៅដល់ច្បាប់ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលអនុម័តជាដៀងរាល់ឆ្នាំ លើលទ្ធផលស្ថាពរនៃការអនុវត្តថវិកា និងហិរញ្ញវត្ថុដទៃទៀតរបស់រដ្ឋ ព្រមទាំងព័ត៌មានមិនមែនហិរញ្ញវត្ថុពាក់ព័ន្ធនៃការអនុវត្តច្បាប់ហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទនៃឆ្នាំមុន។

២.២. ក្របខ័ណ្ឌស្ថាប័ន

២.២.១. ស្ថាប័ន និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ព្រះមហាក្សត្រ ឬ ប្រមុខរដ្ឋស្តីទី ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ, ច្បាប់ហិរញ្ញវត្ថុកែតម្រូវ, និងច្បាប់ទូទាត់ថវិកា បន្ទាប់ពីការអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា។

រដ្ឋសភា និងព្រឹទ្ធសភា ត្រួតពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ, ច្បាប់ហិរញ្ញវត្ថុកែតម្រូវ, និងច្បាប់ទូទាត់ថវិកា ព្រមទាំងត្រួតពិនិត្យរបាយការណ៍ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងច្បាប់កែតម្រូវរបស់រាជរដ្ឋាភិបាល និងរបាយការណ៍របស់សវនកម្មជាតិ។

នាយករដ្ឋមន្ត្រី មានតួនាទីដាក់ចេញនូវសារាចរណែនាំពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងថវិកាប្រចាំឆ្នាំ, ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ, ច្បាប់ហិរញ្ញវត្ថុកែតម្រូវ, និងច្បាប់ទូទាត់ថវិកា, ដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ, និងតួនាទីផ្សេងទៀត ដែលមាននៅក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

រដ្ឋមន្ត្រី ក.ស.ហ.វ. មានតួនាទីចម្បងៗពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ ដូចខាងក្រោម៖

- ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងរយៈពេលវែង, ការរៀបចំថវិកា, ការអនុវត្តថវិកា, ការតាមដានថវិកា, និងការរាយការណ៍អំពីលទ្ធផលនៃការអនុវត្តថវិកាប្រចាំឆ្នាំ ឆ្នាំរៀបចំ និងប្រចាំឆ្នាំ ជូននាយករដ្ឋមន្ត្រី, រដ្ឋសភា, និងព្រឹទ្ធសភា
- មានភារកិច្ចទទួលខុសត្រូវក្នុងការគ្រប់គ្រងចំណូល ចំណាយ ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី និងការធានារបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតដោយច្បាប់
- មានភារកិច្ចគ្រប់គ្រងលទ្ធកម្មសាធារណៈ និងណែនាំក្នុងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
- ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ទទួលខុសត្រូវក្នុងការណែនាំអំពីការរៀបចំក្របខ័ណ្ឌកិច្ចប្រតិបត្តិការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារកិច្ចធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅតាមស្ថាប័នទាំងនោះ

- ណែនាំអំពីការប្រើប្រាស់ប្លង់គណនេយ្យ និងមាតិកាថវិកា និងធានាការគោរពតាម នូវការកត់ត្រាចំណូល និងចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- តែងតាំងគណនេយ្យករសាធារណៈ (រតនាគារជាតិ)
- ចាត់តាំងអង្គភាពត្រួតពិនិត្យថវិកានៅអមក្រសួង ស្ថាប័ន ដែលបំពេញមុខងារជាអ្នកត្រួតពិនិត្យថវិកា, ត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, និងត្រួតពិនិត្យ និងជំរុញចំណូលមិនមែនសារពើពន្ធ
- ចាត់តាំងមន្ត្រីឱ្យធ្វើអធិការកិច្ចហិរញ្ញវត្ថុ
- រៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ, សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុកែតម្រូវ, និងសេចក្តីព្រាងច្បាប់ ទូទាត់ថវិកានៃច្បាប់ហិរញ្ញវត្ថុ
- តាក់តែង និងរៀបចំលិខិតបទដ្ឋាន នីតិវិធីនានា ដូចដែលមានកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ និងដឹកនាំអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ព្រមទាំង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំង ក.ស.ហ.វ. ក្នុងមុខ ងារអនុវត្តថវិការបស់ខ្លួន មានតួនាទីចូលរួមរៀបចំថវិកា អនុវត្តថវិកា និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើ ការអនុវត្តថវិកា, ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដោយត្រូវអនុលោមតាមបទប្បញ្ញត្តិជាធរមាន ប្រកប- ដោយប្រសិទ្ធភាព ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

អាជ្ញាធរសវនកម្មជាតិ មានតួនាទីលើការងារសវនកម្មផ្ទៃក្រៅ។

២.២.២. តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងក្របខ័ណ្ឌនៃ ក.ស.ហ.វ.

តួនាទីស្ថាប័ន សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់តួអង្គក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្រិត ក.ស.ហ.វ. មានដូចខាងក្រោម៖

២.២.២.១. អ្នកត្រួតពិនិត្យថវិកា

ការត្រួតពិនិត្យលើការអនុវត្តថវិកា មានគោលបំណងវាយតម្លៃ និងត្រួតពិនិត្យចីរភាពថវិការបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការផ្តល់យោបល់លើការអនុវត្ត ចំណាយរបស់អាណាប័ក ដើម្បីធានាថា ការអនុវត្តចំណាយមានអនុលោមភាពជាមួយនឹងច្បាប់ហិរញ្ញវត្ថុ និងស្មារតី នៃកិច្ចប្រជុំការពារគម្រោងថវិកាប្រចាំឆ្នាំ។ ក្នុងករណីពិនិត្យឃើញថា ការអនុវត្តថវិការបស់អាណាប័កប្រាសចាកពី ស្មារតីនេះ អ្នកត្រួតពិនិត្យថវិកាមាននីតិសម្បទាក្នុងការស្នើឱ្យអាណាប័កបំភ្លឺ និងផ្តល់ហេតុផលឱ្យបានច្បាស់លាស់។ ក្នុងករណីចាំបាច់ អ្នកត្រួតពិនិត្យថវិកាអាចរាយការណ៍ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. ដើម្បីស្នើសុំមានវិធានការ។

ក. អ្នកត្រួតពិនិត្យថវិកាសម្រាប់ថវិកាថ្នាក់ជាតិ

អង្គភាពត្រួតពិនិត្យថវិកាសម្រាប់ថវិកាថ្នាក់ជាតិ បំពេញមុខងារជាសេនាធិការលើការត្រួតពិនិត្យការអនុវត្ត ថវិកា ដោយមានភារកិច្ចដូចខាងក្រោម៖

- តាមដាន និងជំរុញការអនុវត្តចំណូលមិនមែនសារពើពន្ធ
- ត្រួតពិនិត្យ និងតាមដានលើការអនុវត្តចំណាយថវិកា

- ពិនិត្យ និងផ្តល់យោបល់លើកម្មវិធីចំណូល ចំណាយ
- ធានាអនុលោមភាពការអនុវត្តថវិកាជាមួយនឹងស្មារតីនៃកិច្ចប្រជុំការពារគម្រោងថវិកាប្រចាំឆ្នាំ
- ចូលរួមក្នុងកិច្ចប្រគល់ ទទួលទំនិញ សម្ភារៈ បរិក្ខារ សេវា និងសំណង់ តាមនីតិវិធីជាធរមាន
- ពិនិត្យ និងផ្តល់យោបល់លើការស្នើសុំថវិកាឥណទាន
- រៀបចំរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ
- ពិនិត្យ និងផ្តល់យោបល់ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. លើការអនុវត្តថវិកា តាមនីតិវិធីជាធរមាន
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ. ។

អង្គភាពត្រួតពិនិត្យថវិកានៅអមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងមុខងាររបស់អគ្គនាយកដ្ឋានថវិកានៃ ក.ស.ហ.វ. ។

ប្រធានអង្គភាពត្រួតពិនិត្យថវិកាសម្រាប់ថវិកាថ្នាក់ជាតិ ត្រូវដឹកនាំដោយប្រធាន ១ (មួយ) រូប ដែលមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធាននាយកដ្ឋាន និងអាចមានអនុប្រធានមួយចំនួនដែលមានឋានៈ និងបុព្វសិទ្ធិស្មើនឹងប្រធានការិយាល័យ តាមការចាំបាច់។

ខ. អ្នកត្រួតពិនិត្យថវិកាសម្រាប់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានផ្ទេរសិទ្ធិឱ្យអនុវត្តការត្រួតពិនិត្យថវិកាសម្រាប់ថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត ដូចរៀបរាប់ខាងលើ។ មុខសញ្ញាចំណាយ និងទំហំទឹកប្រាក់នៃការត្រួតពិនិត្យការអនុវត្តថវិកាដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

អង្គភាពត្រួតពិនិត្យថវិកាសម្រាប់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញមុខងារជាសេនាធិការលើការត្រួតពិនិត្យការអនុវត្តថវិកា ដោយមានភារកិច្ចដូចខាងក្រោម៖

- តាមដាន និងជំរុញការអនុវត្តចំណូលមិនមែនសារពើពន្ធ
- ត្រួតពិនិត្យ និងតាមដានលើការអនុវត្តចំណាយថវិកា
- ពិនិត្យ និងផ្តល់យោបល់លើកម្មវិធីចំណូល ចំណាយ
- ធានាអនុលោមភាពការអនុវត្តថវិកាជាមួយនឹងស្មារតីនៃកិច្ចប្រជុំការពារគម្រោងថវិកាប្រចាំឆ្នាំ
- ចូលរួមក្នុងកិច្ចប្រគល់ ទទួលទំនិញ សម្ភារៈ បរិក្ខារ សេវា និងសំណង់ តាមនីតិវិធីជាធរមាន
- រៀបចំរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ
- ពិនិត្យ និងផ្តល់យោបល់ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. លើការអនុវត្តថវិកាតាមនីតិវិធីជាធរមាន
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ. ។

មុខងារត្រួតពិនិត្យថវិកាសម្រាប់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមត្ថកិច្ចរបស់ ក.ស.ហ.វ. ។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានផ្ទេរសិទ្ធិឱ្យអនុវត្តការត្រួតពិនិត្យថវិកាសម្រាប់ថវិការបស់រដ្ឋបាលរាជធានី ខេត្ត ដូចរៀបរាប់ខាងលើ។ មុខសញ្ញាចំណាយ និងទំហំទឹកប្រាក់នៃការត្រួតពិនិត្យការអនុវត្តថវិកាដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

ការផ្ទេរសិទ្ធិនៃការត្រួតពិនិត្យថវិកាសម្រាប់ថវិការដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

២.២.២.២. គណនេយ្យករសាធារណៈ

គណនេយ្យករសាធារណៈ សំដៅដល់ភ្នាក់ងាររបស់រដ្ឋ ដែលទទួលបន្ទុកលើកិច្ចការទទួល និងគ្រប់គ្រង ចំណូល ទូទាត់ចំណាយ រក្សាទុកដាក់និងគ្រប់គ្រងសាច់ប្រាក់ កាន់បញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ថវិកា និងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ ដោយធានាឱ្យបាននូវការគោរពគោលការណ៍ និងបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ ព្រមទាំងធានាឱ្យបាននូវភាពស្មោះត្រង់នៃកិច្ចបញ្ជីកាតណនេយ្យ និងការគោរពតាមនីតិវិធីហិរញ្ញវត្ថុ ជាធរមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ មានតែគណនេយ្យករសាធារណៈទេ ដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត ប្រតិបត្តិការ និងដោះស្រាយបញ្ហាទាំងឡាយ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសាច់ប្រាក់។

គណនេយ្យករសាធារណៈ រួមមាន គណនេយ្យកររតនាគារ គណនេយ្យករប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល គណនេយ្យករថវិកាឧបសម្ព័ន្ធ គណនេយ្យករគណនីពិសេសរតនាគារ និងគណនេយ្យករដែលអនុវត្តគណនេយ្យនៃ ថវិការដ្ឋដទៃទៀត។ គណនេយ្យកររតនាគារ រួមមាន គណនេយ្យកររតនាគារកណ្តាល និងគណនេយ្យកររតនាគារ រាជធានី ខេត្ត។

គណនេយ្យករសាធារណៈ ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. និងត្រូវផ្សព្វផ្សាយជា សាធារណៈ។ គណនេយ្យករសាធារណៈ ត្រូវស្ថិតក្រោមការគ្រប់គ្រងមុខងាររបស់អគ្គនាយកដ្ឋានរតនាគារជាតិនៃ ក.ស.ហ.វ.។ គណនេយ្យករសាធារណៈ ត្រូវទទួលខុសត្រូវលើការងារគណនេយ្យ រហូតដល់មានគណនេយ្យករ សាធារណៈតែងតាំងថ្មីមកជំនួសខ្លួន។ គណនេយ្យករសាធារណៈ អាចធ្វើប្រតិភូកម្មមុខងារទៅអាជ្ញាធរកម្រិតខ្ពស់ ឬ ច្រើននាក់ ដែលមានលក្ខណសម្បត្តិបំពេញការងារក្នុងនាមខ្លួន និងក្រោមការទទួលខុសត្រូវរបស់ខ្លួន។ គណនេយ្យករ សាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈគ្រប់គ្រាន់ និងបំពេញលក្ខខណ្ឌផ្សេងទៀត ដែលត្រូវកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

គណនេយ្យករសាធារណៈ មានភារកិច្ចដូចខាងក្រោម៖

- កាន់គណនេយ្យទូទៅ
- កាន់គណនេយ្យថវិកា ដែលមានការពាក់ព័ន្ធនឹងឥណទានទូទាត់
- ចុះកិច្ចបញ្ជីតាមប្រព័ន្ធគណនេយ្យបង្គរ នូវប្រតិបត្តិការចំណូល និងចំណាយ
- ទទួលប្រាក់ចំណូល ដែលពាក់ព័ន្ធនឹងដីកាចំណូល
- ទូទាត់ចំណាយ
- អនុវត្តតាមការស្នើសុំការបង្កើតការទូទាត់ និងតាមការជូនដំណឹងផ្សេងទៀត
- កាន់កាប់ និងគ្រប់គ្រងសាច់ប្រាក់របស់រដ្ឋ
- ការពារ និងរក្សាទុកដាក់មូលនិធិ និងទ្រព្យមានតម្លៃដទៃទៀតរបស់រដ្ឋ
- រក្សាទុកដាក់លិខិតយុត្តិការនៃកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យ និងឯកសារគណនេយ្យផ្សេង- ទៀតស្របតាមបទបញ្ញត្តិជាធរមាន
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ.។

២.២.២.៣. មន្ត្រីអធិការកិច្ចហិរញ្ញវត្ថុ

រដ្ឋមន្ត្រី ក.ស.ហ.វ. មាននីតិសម្បទាក្នុងការចាត់ឱ្យធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងថវិកា នៅតាម ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល និង នីតិបុគ្គលដទៃទៀត ដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើហានិភ័យ ករណីសង្ស័យ និងបណ្តឹង។

មន្ត្រីដែលត្រូវបានចាត់ឱ្យធ្វើអធិការកិច្ចហិរញ្ញវត្ថុ មានសិទ្ធិទទួលបាន និងត្រួតពិនិត្យនូវឯកសារ លិខិតយុត្តិការ ទិន្នន័យ បញ្ជីកាតព្វកិច្ច គណនីធនាគារ ទ្រព្យសម្បត្តិរដ្ឋ ជាឯកសាររឹង និងទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ស្ថាប័នទទួលរងអធិការកិច្ចហិរញ្ញវត្ថុ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

២.២.៣. តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងក្របខ័ណ្ឌនៃក្រសួង ស្ថាប័នសាមី

តួនាទីស្ថាប័ន សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់តួអង្គក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាម ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានដូចខាងក្រោម៖

២.២.៣.១. អាណាប័ក

អាណាប័ក សំដៅដល់អ្នកមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ក្នុងការបញ្ជាកិច្ចប្រតិបត្តិការចំណូលនិង ចំណាយថវិការបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងរង្វង់ ឥណទានថវិការបស់ខ្លួន។

អាណាប័កមាន ៣ ប្រភេទគឺ ១) អាណាប័កដើមខ្សែ, ២) អាណាប័កផ្ទេរសិទ្ធិ, និង ៣) អាណាប័កជំនួស។ ការតែងតាំង និងសិទ្ធិអំណាចរបស់អាណាប័កប្រភេទនីមួយៗ ត្រូវអនុលោមតាមនីតិវិធីជាធរមាន។

អាណាប័កមានភារកិច្ច ដូចខាងក្រោម៖

- រៀបចំផែនការយុទ្ធសាស្ត្រថវិកា រៀបចំគម្រោងថវិកាប្រចាំឆ្នាំ រួមទាំងគម្រោងថវិកាតាមអង្គភាពក្រោម ឱវាទ និងបញ្ជាចំណូលនិងចំណាយថវិកានៅក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។
- គ្រោងតម្រូវការចំនួនបុគ្គលិក សម្រាប់អនុវត្តសកម្មភាព ឬ កម្មវិធី។
- ធានាលើការអនុវត្តថវិកាដោយអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដើម្បីសម្រេចឱ្យបាននូវ គោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាល ថ្នាក់ក្រោមជាតិសាមី។
- ធានាលើការអនុវត្តកាតព្វកិច្ចក្នុងការអនុវត្តកិច្ចលទ្ធកម្ម ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងលទ្ធកម្ម សាធារណៈជាធរមាន។
- ធានាលើការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងការអនុវត្តចំណូលថវិការដ្ឋ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធ ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធជាធរមាន។
- ធានាលើការអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន ស្របតាមបទប្បញ្ញត្តិជាធរមាន។

- ទទួលស្គាល់ចំណូល និងចេញដីកាចំណូល សម្រាប់ធានាការប្រមូលឥណទេយ្យរបស់រដ្ឋ រួចបញ្ជូនទៅគណនេយ្យករសាធារណៈមុខការ ដើម្បីចុះកិច្ចបញ្ជីកាតព្វកិច្ច។ អាណាប័កត្រូវទទួលខុសត្រូវក្នុងការប្រមូលចំណូលនិងតឹងទារបំណុល។ ប្រាក់ចំណូលទាំងអស់ត្រូវបង់ចូលគណនីទោលរតនាគារ។
- ស្នើសុំចំណាយ អនុវត្តចំណាយ ជម្រះបញ្ជី និងចេញដីកាចំណាយ ដោយភ្ជាប់ជាមួយយុត្តិកម្មចាំបាច់។
- បញ្ជូនដីកាចំណូល និងដីកាចំណាយ អមដោយលិខិតយុត្តិការ និងសេចក្តីបញ្ជាក់ដែលអាណាប័កបានចេញទៅគណនេយ្យករសាធារណៈមុខការ។ អាណាប័កត្រូវទទួលខុសត្រូវលើសេចក្តីបញ្ជាក់ដែលខ្លួនបានចេញ។ ដីកាទាំងឡាយ និងឯកសារគាំទ្រប្រតិបត្តិការផ្សេងទៀតដែលរៀបចំឡើងដោយអាណាប័កត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកិច្ចបញ្ជីកាតព្វកិច្ច ស្របតាមគោលការណ៍ណែនាំនៃគណនេយ្យសាធារណៈ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ក. អាណាប័កដើមខ្សែ

អាណាប័កដើមខ្សែ គឺជារដ្ឋមន្ត្រី ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងមេឃុំ ដែលមានសិទ្ធិពេញលេញក្នុងការបញ្ជាទិញប្រតិបត្តិការចំណូល និងបញ្ជាចំណាយថវិកាដោយផ្ទាល់ និងត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និងមុខងាររបស់ខ្លួន។

ខ. អាណាប័កផ្ទេរសិទ្ធិ

អាណាប័កផ្ទេរសិទ្ធិ សំដៅដល់ប្រធានអង្គភាពថវិកាក្រោមឱវាទ ដែលទទួលបានការប្រគល់សិទ្ធិពីអាណាប័កដើមខ្សែ សម្រាប់កិច្ចប្រតិបត្តិការថវិកាក្នុងរង្វង់ឥណទានថវិកាដែលបានវិភាជជូន ដើម្បីសម្រេចសមិទ្ធកម្មតាមការគ្រោងទុក។ នាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល ប្រធានមន្ទីរជំនាញនៅរាជធានី ខេត្ត ប្រធានអង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិដោយស្វ័យប្រវត្តិ ដើម្បីចាត់ចែងបញ្ជា និងជម្រះចំណូល និងធ្វើប្រតិបត្តិការចំណាយស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងហិរញ្ញវត្ថុជាធរមាន។

គ. អាណាប័កជំនួស

អាណាប័កជំនួស គឺជាថ្នាក់ដឹកនាំក្រោមឱវាទ ដែលអាណាប័កដើមខ្សែ ឬ អាណាប័កផ្ទេរសិទ្ធិ បានផ្ទេរសិទ្ធិ ឬ ប្រគល់សិទ្ធិជំនួសខ្លួន ដើម្បីចុះហត្ថលេខា បញ្ជាប្រតិបត្តិការចំណូលនិងចំណាយថវិកា ក្នុងករណីអវត្តមាន ឬ មានធុរៈ។ ការផ្ទេរសិទ្ធិ ឬ ប្រគល់សិទ្ធិជូនអាណាប័កជំនួស ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងត្រូវជូនដំណឹងទៅអ្នកត្រួតពិនិត្យថវិកា និងគណនេយ្យករសាធារណៈ តាមទម្រង់ និងនីតិវិធី ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

២.២.៣.២. អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង ស្ថាប័ន

អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ គឺជាអង្គភាពតែមួយគត់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាប័កដើមខ្សែ។ អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដើរតួនាទីជាសេនាធិការឱ្យក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការងារបច្ចេកទេសហិរញ្ញវត្ថុ និងទទួលបន្ទុកសម្របសម្រួល និងគាំទ្រដល់កិច្ចប្រតិបត្តិការនានានៃកម្មវិធីទាំងឡាយ ដែលរួមមានតួនាទី និងភារកិច្ចជាអាទិ៍ ដូចក្នុងតារាងសង្ខេបខាងក្រោម។

តារាង ២.១. តួនាទី និងភារកិច្ចរបស់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ

ដំណាក់កាល	តួនាទី និងភារកិច្ចរបស់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ
ការរៀបចំថវិកា	- រៀបចំនីតិវិធីផ្ទៃក្នុងសម្រាប់រៀបចំថវិកាកម្មវិធី - ដឹកនាំរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី និងកែសម្រួល តាមការចាំបាច់ - ដឹកនាំរៀបចំ និងបូកសរុបផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ របស់ក្រសួង ស្ថាប័ន ផ្នែកលើធាតុចូលពីអង្គភាពថវិកា - ត្រួតពិនិត្យគម្រោងថវិការបស់អង្គភាពថវិកា ដើម្បីបូកសរុបជូនក្រុមការងារថវិកា និងអាណាប័ក។
ការអនុវត្តថវិកា	- ជាសេនាធិការអាណាប័កដើមខ្សែ និងអាណាប័កផ្ទេរសិទ្ធិក្នុងការគ្រប់គ្រង និងចាត់ចែងការអនុវត្តថវិកា - រៀបចំគោលការណ៍ និងនីតិវិធីផ្ទៃក្នុងបន្ថែមសម្រាប់អនុវត្តថវិកា ស្របតាមនីតិវិធីគោលជាធរមាន - រៀបចំកម្មវិធីចំណូល ចំណាយប្រចាំត្រីមាស សម្រាប់រយៈពេលមួយឆ្នាំ ដោយមានបែងចែកលម្អិតទៅតាមខែ - គាំទ្រ និងសម្របសម្រួលជាមួយអង្គភាពថវិកាក្នុងការគ្រប់គ្រងថវិកា។
ការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការ អនុវត្តថវិកា	- គ្រប់គ្រង ពិនិត្យ និងតាមដានវាយតម្លៃការអនុវត្តថវិការបស់ក្រសួង ស្ថាប័ន - សហការជាមួយអង្គភាពសវនកម្មផ្ទៃក្នុង ដើម្បីរៀបចំនីតិវិធី និងយន្តការត្រួតពិនិត្យការអនុវត្តថវិកា - បូកសរុបរបាយការណ៍អនុវត្តថវិការបស់ក្រសួង ស្ថាប័ន ហើយផ្ញើមក ក.ស.ហ.វ. - បូកសរុបរបាយការណ៍សមិទ្ធកម្មរួមរបស់ក្រសួង ស្ថាប័ន ហើយផ្ញើមក ក.ស.ហ.វ.។

ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ មានភារកិច្ចគ្រប់គ្រង និងចាត់ចែងការងារផ្ទៃក្នុងរបស់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាសេនាធិការរបស់អាណាប័កលើការងារបច្ចេកទេសហិរញ្ញវត្ថុ និងការសម្របសម្រួលនិងគាំទ្រដល់កិច្ចប្រតិបត្តិការនៃកម្មវិធី និងកិច្ចប្រតិបត្តិការចំណូល ចំណាយនៃអង្គភាពថវិកា ដើម្បីធានាថា ការអនុវត្តប្រព្រឹត្តទៅដោយរលូន និងអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងហិរញ្ញវត្ថុជាធរមាន។ ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវចំពោះអាណាប័កដើមខ្សែក្នុងការអនុវត្តការងាររបស់ខ្លួន។ ភារកិច្ច និងការទទួលខុសត្រូវលម្អិតរបស់ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

២.២.៣. អង្គភាពថវិកា

អង្គភាពថវិកា ជាអង្គភាពដែលទទួលបានអាណត្តិច្បាស់លាស់ក្នុងការអនុវត្តសកម្មភាពការងារ ដើម្បីបង្កើតបានជាលទ្ធផលជាក់លាក់ អាចវាស់វែងបាន និងរួមចំណែកក្នុងការសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួងស្ថាប័ន។ អង្គភាពថវិកា មានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការអនុវត្តសកម្មភាពការងារ ក្នុងក្របខ័ណ្ឌនៃសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពការងាររបស់ខ្លួន។ អង្គភាពថវិកា ត្រូវរៀបចំ និងអនុវត្តថវិកា ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងហិរញ្ញវត្ថុជាធរមាន។

អង្គភាពថវិកាមានពីរប្រភេទគឺ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ គឺជាអង្គភាពថវិកាដែលការអនុវត្តចំណាយត្រូវឆ្លងការត្រួតពិនិត្យ និងការសម្រេចដោយអាណាប័កដើមខ្សែ តាមរយៈអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ លើកលែងតែមុខចំណាយជាក់លាក់មួយចំនួន ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ គឺជាអង្គភាពថវិកាដែលអាណាប័កដើមខ្សែបានប្រគល់សិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាទិញប្រតិបត្តិការចំណូល និងចំណាយថវិការបស់អង្គភាពខ្លួន ដោយមិនតម្រូវឱ្យឆ្លងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងការពិនិត្យនិងសម្រេចពីអាណាប័កដើមខ្សែឡើយ។

ការរៀបចំ និងដាក់ឱ្យដំណើរការអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញនៃក្រសួង ស្ថាប័ន ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួង ស្ថាប័នសាមី។

ការរៀបចំ និងដាក់ឱ្យដំណើរការអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញនៃអង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. តាមការស្នើរបស់អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី។

អាណាប័កដើមខ្សែនៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យ និងវាយតម្លៃលើសមត្ថភាព និងសមិទ្ធកម្មរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញដែលស្ថិតក្រោមឱវាទជារៀងរាល់ឆ្នាំ ដើម្បីប្រគល់សិទ្ធិអំណាចឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។

សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

ប្រធានអង្គភាពថវិកា មានកាតព្វកិច្ចអនុវត្តកម្មវិធី/អនុកម្មវិធី/ ចង្កោមសកម្មភាពតាមកិច្ចព្រមព្រៀងស្តីពីការអនុវត្តថវិកាសមិទ្ធកម្ម ព្រមទាំងត្រូវបំពេញកាតព្វកិច្ចក្នុងការសម្រេចសមិទ្ធកម្ម និងមានគណនេយ្យភាពចំពោះប្រធានកម្មវិធី រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ខណ្ឌសាមី ដោយត្រូវផ្តល់របាយការណ៍ស្តីពីការអនុវត្តថវិកា របាយការណ៍សមិទ្ធកម្ម និងរបាយការណ៍ផ្សេងទៀត ដែលតម្រូវដោយបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាពថវិកា គឺជាមន្ត្រីដែលមានជំនាញហិរញ្ញវត្ថុច្បាស់លាស់ ដែលត្រូវបានជ្រើសរើសជាសេនាធិការឱ្យប្រធានអង្គភាពថវិកា ក្នុងការអនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ដោយត្រូវគោរពតាមវិធាន និងបទប្បញ្ញត្តិហិរញ្ញវត្ថុជាធរមាន។ ការតែងតាំងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៃអង្គភាពថវិកា ត្រូវធ្វើឡើងតាមរយៈប្រកាសប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ឬ ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែលតាមការស្នើរបស់ប្រធានអង្គភាពថវិកា។

២.២.៣.៤. ប្រធានកម្មវិធី

ប្រធានកម្មវិធី សំដៅដល់ថ្នាក់ដឹកនាំ ដែលត្រូវតែងតាំងដោយរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាអាណាប័ក

ដើម្បីខ្សែ ដើម្បីទទួលខុសត្រូវលើការរៀបចំថវិកា ការសម្របសម្រួល ការតាមដាន និងការជំរុញកិច្ចប្រតិបត្តិការ នានាក្នុងកម្រិតកម្មវិធី រួមទាំងការអនុវត្តថវិកា ដើម្បីសម្រេចបាននូវសមិទ្ធកម្មតាមការគ្រោងទុក។ ប្រធានកម្មវិធី ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តថវិកាសមិទ្ធកម្មជាមួយរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន និង អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ខណ្ឌសាមី ហើយត្រូវមានកាតព្វកិច្ចអនុវត្តកម្មវិធីតាមកិច្ចព្រមព្រៀង នេះ ដោយមិនត្រូវផ្លាស់ប្តូរ ឬ កែប្រែរចនាសម្ព័ន្ធនៃកម្មវិធីនៅក្នុងឆ្នាំថវិកានោះទេ។

ប្រធានកម្មវិធី មានភារកិច្ចដឹកនាំ និងសម្របសម្រួលអង្គភាពថវិកាក្នុងការផ្តល់សេវាសាធារណៈ ដើម្បី សម្រេចសមិទ្ធកម្ម និងមានគណនេយ្យភាពចំពោះរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈ ប្រហាក់ប្រហែល និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ខណ្ឌសាមី ព្រមទាំងត្រូវផ្តល់របាយការណ៍ ស្តីពីការអនុវត្តថវិកា របាយការណ៍សមិទ្ធកម្ម និងរបាយការណ៍ផ្សេងទៀត ដែលតម្រូវដោយបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន។

២.២.៣.៥. ស្ថាប័នអនុវត្តលទ្ធកម្ម

ស្ថាប័នអនុវត្តលទ្ធកម្ម សំដៅដល់ក្រសួង ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព ស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ដែលអនុវត្តលទ្ធកម្មសាធារណៈ។ ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវទទួលខុសត្រូវលើការ អនុវត្តលទ្ធកម្មសាធារណៈឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងទៀត។

ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវបង្កើត « គណៈកម្មាធិការលទ្ធកម្ម » មួយ ដើម្បីទទួលខុសត្រូវត្រួតពិនិត្យលើផែនការ លទ្ធកម្ម និងឯកសារដេញថ្លៃ ធ្វើការវាយតម្លៃប្រគល់កិច្ចសន្យា គ្រប់គ្រងការអនុវត្តកិច្ចសន្យា និងដោះស្រាយ បណ្តឹងតវ៉ាលទ្ធកម្មតាមសមត្ថកិច្ចរបស់ខ្លួន។ គណៈកម្មាធិការលទ្ធកម្ម ត្រូវដឹកនាំដោយថ្នាក់ដឹកនាំបន្ទាប់១រូប តាម ការប្រគល់សិទ្ធិប្រធានស្ថាប័នអនុវត្តលទ្ធកម្ម។ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម ត្រូវ កំណត់ដោយអនុក្រឹត្យ។

ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវបង្កើត « អង្គភាពលទ្ធកម្ម » មួយ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានមន្ត្រី មានសមត្ថភាពជំនាញផ្នែកលទ្ធកម្មសាធារណៈគ្រប់គ្រាន់ ព្រមទាំងមានសិទ្ធិសមស្រប ដើម្បីទទួលខុសត្រូវអនុវត្ត រាល់លទ្ធកម្មសាធារណៈ។ អង្គភាពលទ្ធកម្ម មានរចនាសម្ព័ន្ធស្ថិតក្រោមប្រធានស្ថាប័នផ្ទាល់ និងជាសេនាធិការឱ្យ គណៈកម្មាធិការលទ្ធកម្ម។ អង្គភាពលទ្ធកម្ម ត្រូវដឹកនាំដោយប្រធានមួយរូប ដែលមិនត្រូវមានតួនាទីនិងភារកិច្ច ពាក់ព័ន្ធនឹងកិច្ចការហិរញ្ញវត្ថុផ្សេងទៀតក្នុងស្ថាប័នរបស់ខ្លួនឡើយ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពលទ្ធកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ។

ស្ថាប័នអនុវត្តលទ្ធកម្មដែលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ អាចត្រូវបានអនុញ្ញាតឱ្យបង្កើត **ក្រុមលទ្ធកម្ម** សម្រាប់អនុវត្តលទ្ធកម្មសាធារណៈជំនួសឱ្យការបង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម។ លក្ខណៈវិនិច្ឆ័យ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមលទ្ធកម្ម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

២.២.៣.៦. រដ្ឋទេយ្យករ

រដ្ឋទេយ្យករ សំដៅដល់អ្នកទទួលបន្ទុកជំនួសគណនេយ្យករសាធារណៈ ក្នុងកិច្ចប្រតិបត្តិការលើការប្រមូល ការទទួល និងការគ្រប់គ្រងចំណូលសាច់ប្រាក់ និងការទូទាត់ចំណាយសាច់ប្រាក់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋទេយ្យកររួមមាន រដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករបុរេប្រទាន។ រដ្ឋទេយ្យករ អាចមានរដ្ឋទេយ្យកររងមួយ ចំនួនជាជំនួយការ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន តាមតម្រូវការចាំបាច់។

រដ្ឋទេយ្យករ និងរដ្ឋទេយ្យកររងនៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវតែងតាំងដោយ ប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួង ស្ថាប័នសាមី។ គោលការណ៍ និងនីតិវិធីនៃការ តែងតាំងរដ្ឋទេយ្យករ និងរដ្ឋទេយ្យកររងសម្រាប់មន្ទីរជំនាញក្រោមឱវាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ រដ្ឋទេយ្យករ ត្រូវស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាណាប័ក និងគណនេយ្យករសាធារណៈ។

២.២.៣.៧. ភ្នាក់ងារបើកផ្តល់

ភ្នាក់ងារបើកផ្តល់ មានតួនាទីជាអ្នកបើកប្រាក់បៀវត្ស និងប្រាក់លាភការផ្សេងៗរបស់មន្ត្រីរាជការ។ ភ្នាក់ងារ រូបនេះ ត្រូវតែងតាំងឡើងដោយប្រកាសអន្តរក្រសួងរវាង ក.ស.ហ.វ. និងក្រសួង ស្ថាប័នសាមី ដូចជារដ្ឋទេយ្យករ ដែរ។

២.២.៣.៨. ក្រុមការងារថវិកា

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតក្រុមការងារ ថវិកា ដែលមានសមាសភាពមកពីអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ, នាយកដ្ឋានផែនការ, អង្គភាពថវិកា/អង្គភាព ជំនាញ និងអង្គភាពគ្រប់គ្រងគម្រោង។ ក្រុមការងារនេះ ត្រូវដឹកនាំ និងសម្របសម្រួលដោយមន្ត្រីជាន់ខ្ពស់ ១ រូប ទទួលបន្ទុកការងារហិរញ្ញវត្ថុ។

ក្រុមការងារថវិកា ត្រូវធានាថា ផែនការយុទ្ធសាស្ត្រថវិកា គម្រោងថវិកា មានភាពច្បាស់លាស់ គ្រប់ជ្រុង- ជ្រោយ និងទទួលបានការពិគ្រោះយោបល់គ្រប់គ្រាន់ជាមួយភាគីពាក់ព័ន្ធក្នុងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ។ ក្រុមការងារថវិកា ក៏ត្រូវលើកយកការអនុវត្តថវិកាមកពិភាក្សា និងពិចារណា ដើម្បីជាមេរៀន និង បទពិសោធពាក់ព័ន្ធផងដែរ។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចបង្កើតក្រុមការងារថវិកាមាន ៤ កម្រិត ដូចខាងក្រោម៖

- ១- កម្រិតថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យ ណែនាំ កែលម្អ និងអនុម័តផែនការយុទ្ធសាស្ត្រថវិកា និងកញ្ចប់ថវិកាប្រចាំឆ្នាំ, ពិនិត្យ សម្រេចលើគោលនយោបាយ កម្មវិធី អនុកម្មវិធី សូចនាករ និងគោលដៅសមិទ្ធកម្ម, ពិនិត្យសម្រេច កម្មវិធីចំណូល ចំណាយប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ, ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព និង សមិទ្ធកម្មនៃការអនុវត្តថវិកាប្រចាំឆមាស និងប្រចាំឆ្នាំ។
- ២- កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បំពេញមុខងារជាសេនាធិការឱ្យក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ លើការងារសម្របសម្រួលរវាងអង្គភាពថវិកា និងអ្នកទទួលបន្ទុកថវិកាកម្មវិធី។

៣- កម្រិតបច្ចេកទេស បំពេញមុខងារជាសេនាធិការឱ្យក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ និងអង្គភាពថវិកាលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការរៀបចំថវិកា ការអនុវត្តថវិកា ព្រមទាំងការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកា។

៤- កម្រិតផ្ទៃក្នុងអង្គភាពថវិកា បំពេញមុខងារជាសេនាធិការឱ្យអង្គភាពថវិកានីមួយៗ លើការងាររៀបចំថវិកា ការអនុវត្តថវិកា ការពិនិត្យ និងការតាមដានការអនុវត្តថវិកា។

២.២.៣.៩. អង្គភាពអនុវត្តគម្រោង

អង្គភាពអនុវត្តគម្រោង ត្រូវបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ឬ ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ដើម្បីគ្រប់គ្រងគម្រោងទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។ អង្គភាពអនុវត្តគម្រោង ត្រូវវិសាយក្រោយពេលគម្រោងចប់។

២.២.៣.១០. អង្គភាពសវនកម្មផ្ទៃក្នុងរបស់ក្រសួង ស្ថាប័ន

អង្គភាពសវនកម្មផ្ទៃក្នុង គឺជាសេនាធិការរបស់អាណាប័ក ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យវាយតម្លៃ និងផ្តល់យោបល់លើការអនុវត្តកម្មវិធី អនុកម្មវិធី ឬ ចង្កោមសកម្មភាពរបស់អង្គភាពថវិកា។ តួនាទី/មុខងារ និងដំណើរការត្រួតពិនិត្យរបស់អង្គភាពសវនកម្មផ្ទៃក្នុង ត្រូវអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

២.៣. គោលការណ៍គ្រឹះ ថវិកា និងធនធាននិងបទុករបស់រដ្ឋ

២.៣.១. គោលការណ៍គ្រឹះ

រដ្ឋបាលថ្នាក់ជាតិ, រដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីសាធារណៈពាក់ព័ន្ធ, និងប្រតិបត្តិករទាំងឡាយក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវអនុវត្តដាច់ខាតនូវគោលការណ៍គ្រឹះ ១០ យ៉ាងគឺ៖

១- ភាពជាអាជ្ញា សំដៅដល់ច្បាប់ហិរញ្ញវត្ថុ ដែលតម្រូវឱ្យគោរពដាច់ខាត និងពុំអាចបំពានដោយស្ថាប័នសាធារណៈណាមួយឡើយ ហើយច្បាប់នេះក៏មានឧត្តមភាពទៅលើច្បាប់នានាផងដែរ លើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈ។

២- ភាពជឿទុកចិត្តបាន សំដៅដល់ព័ត៌មាន ឬ ទិន្នន័យអំពីថវិកា ដែលត្រូវមានភាពពេញលេញគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងមានសង្គតិភាព។ ទន្ទឹមនេះ, ការពណ៌នាអំពីព័ត៌មានហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុក៏តម្រូវឱ្យមានភាពស្មោះត្រង់ និងសុចរិត មិនបំផ្លើស ឬ លាក់លៀមនូវចំណូល ឬ ចំណាយណាមួយឡើយ។

៣- ឯកត្តភាព សំដៅដល់គ្រប់ចំណូលនិងចំណាយទាំងអស់ ដែលត្រូវគ្រោងព្រមគ្នា នៅក្នុងឯកសារតែមួយ គឺច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកត្តភាពក៏សំដៅផងដែរដល់ប្រព័ន្ធថវិកាតែមួយ ដែលមានការឯកភាព និងមានសង្គតិភាព ហើយត្រូវអនុវត្តតាមយន្តការ ដែលមានក្របខ័ណ្ឌតែមួយច្បាស់លាស់។

៤- សកលភាព សំដៅដល់គ្រប់ប្រភេទចំណូលទាំងអស់ ដែលត្រូវប្រើប្រាស់សម្រាប់រាល់មុខចំណាយដោយគ្មានលក្ខខណ្ឌ។ គ្រប់ប្រភេទចំណូលទាំងអស់ ត្រូវប្រមូល កត់ត្រា និងបង់ទាំងស្រុងចូលគណនីទោលរតនាគារ និងមិនត្រូវយកទៅកាត់កងដោយត្រង់ជាមួយចំណាយណាមួយឡើយ។

- ៥- **វិសេសភាព** សំដៅដល់ចំណូលនិងចំណាយ ដែលជាកម្មវត្ថុត្រូវបង្ហាញអំពីមូលដ្ឋានគិតគូរលម្អិត ច្បាស់លាស់ នៅក្នុងការរៀបចំច្បាប់ហិរញ្ញវត្ថុ។ ចំណូលត្រូវបង្ហាញប្រភេទធំៗ រីឯចំណាយត្រូវបង្ហាញ អំពីគោលបំណង និងគោលដៅនៃការប្រើប្រាស់ឥណទានថវិកា និងមានមុខសញ្ញាប្រើប្រាស់ច្បាស់- លាស់ ព្រមទាំងស្ថិតនៅក្នុងកម្រិតអតិបរមាកំណត់។ ក្នុងន័យនេះ, ថវិកាត្រូវបង្ហាញច្បាស់លាស់អំពី គោលបំណងនិងគោលដៅនៃសកម្មភាពការងារសាធារណៈទាំងឡាយ ដែលតម្រូវឱ្យប្រមូលចំណូល ទាំងអស់ និងទូទាត់ចំណាយទាំងអស់របស់ថវិការដ្ឋ។
- ៦- **ថិរភាព** សំដៅដល់តុល្យភាពរវាងចំណូលនិងចំណាយ ដែលត្រូវស្ថិតនៅក្នុងទំហំដែលថវិកាអាចទ្រទ្រង់ បាន។ ក្នុងករណីដែលមានឱនភាពថវិកា, ការធ្វើហិរញ្ញប្បទាន ឬ ការខ្ចីបំណុល ត្រូវគិតគូរនៅក្នុងកម្រិត មួយ ដែលអាចទូទាត់សងវិញបានក្នុងរយៈពេលវែង។
- ៧- **គណនេយ្យភាព** សំដៅដល់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់- ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលដទៃទៀត ចំពោះមុខងារ និងភារកិច្ចពាក់ព័ន្ធនឹង ហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធរបាយការណ៍។ ភ្នាក់ងារអនុវត្តថវិកាជាតិ ដែលមានអាណត្តិប័ត្រ និងគណនេយ្យករសាធារណៈ ត្រូវទទួលខុសត្រូវចំពោះសេចក្តីសម្រេចចិត្តរបស់ខ្លួន ក្រោមសិទ្ធិអំណាច ដែលផ្តល់ដោយច្បាប់។
- ៨- **ប្រសិទ្ធភាព** សំដៅដល់ថវិកាដែលត្រូវបែងចែកត្រឹមត្រូវ និងចំណាយភាពគោលនយោបាយនៅក្នុងទំហំ សមស្រប ហើយចំណាយត្រូវអនុវត្តដោយធានាបានតម្លៃនៃលុយ។
- ៩- **តម្លាភាព** សំដៅដល់រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងព័ត៌មាន គោលការណ៍ និងនីតិវិធី ទាំងឡាយពាក់ព័ន្ធនឹងថវិកា ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលត្រូវផ្សព្វផ្សាយទាន់ពេល ជូន ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងសាធារណជន ស្របតាមការកំណត់នៃបទប្បញ្ញត្តិជាធរមាន។
- ១០- **សមិទ្ធកម្ម** សំដៅដល់លទ្ធផលនៃការអនុវត្តថវិកាទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលអាចវាស់វែង បានក្នុងទម្រង់ជាសូចនាករគន្លឹះ។ សម្រាប់ជាមូលដ្ឋាននៃការវាយតម្លៃភាពសន្សំសំចៃ ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

២.៣.២. ថវិកា

ថវិកា សំដៅដល់ផែនការហិរញ្ញវត្ថុរបស់រដ្ឋ ដែលត្រូវបានអនុម័តនៅក្នុងច្បាប់ហិរញ្ញវត្ថុ រួមមាន ការគ្រោង ចំណូលនិងចំណាយ ការខ្ចី និងការធ្វើហិរញ្ញប្បទានបំពេញតុល្យភាពថវិកា ដើម្បីសម្រេចសមិទ្ធកម្មដែលបាន គ្រោងទុក។ ចំណូលទាំងអស់ ត្រូវវិភាជសម្រាប់រាល់មុខសញ្ញាចំណាយទាំងអស់។ ថវិកាដែលត្រូវបានអនុម័តក្នុង ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ជាមូលដ្ឋានក្នុងការបញ្ជាចំណាយ។ ចំណូលនិងចំណាយទាំងអស់ ត្រូវកត់ត្រាក្នុងគណនី ទោលរតនាគារ។

ថវិកាជាតិ ឬ ថវិការដ្ឋ រួមមាន ថវិកាថ្នាក់ជាតិ, ថវិកាថ្នាក់ក្រោមជាតិ ឬ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ, ថវិកាឧបសម្ព័ន្ធ, និងគណនីពិសេសរតនាគារ។ ថវិកាថ្នាក់ជាតិ សំដៅដល់ថវិកាក្រសួង ស្ថាប័ន ដែលរួមមាន

ថវិការដ្ឋបាលកណ្តាល ថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងថវិកាមន្ទីរជំនាញក្រោមឱវាទ ព្រមទាំងថវិកា អង្គភាពសាធារណៈប្រហាក់ប្រហែល។ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវមានថវិកាស្វ័យៗ។

ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ថវិការដ្ឋបាលរាជធានី ខេត្ត ថវិការដ្ឋបាលក្រុង ស្រុក និងថវិកា រដ្ឋបាលឃុំ ព្រមទាំងថវិការដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន។

ថវិកាឧបសម្ព័ន្ធ អាចមាននៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ ថវិកាឧបសម្ព័ន្ធនៅថ្នាក់ជាតិ អនុវត្តចំពោះ អង្គភាពរដ្ឋមិនមានបុគ្គលភាពគតិយុត្ត ដែលធ្វើប្រតិបត្តិការមានលក្ខណៈឧស្សាហកម្ម និងពាណិជ្ជកម្មជាចម្បង ដោយអនុញ្ញាតឱ្យមានចំណូលដោយឡែកសម្រាប់ចំណាយជាក់លាក់។ ថវិកាឧបសម្ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តចំពោះអង្គភាពរដ្ឋមិនមានបុគ្គលភាពគតិយុត្ត ដែលធ្វើប្រតិបត្តិការសេវាសាធារណៈមានលក្ខណៈឧស្សាហកម្ម ពាណិជ្ជកម្ម និងរដ្ឋបាល ដោយអនុញ្ញាតឱ្យមានចំណូលដោយឡែកសម្រាប់ចំណាយជាក់លាក់។

គណនីពិសេសរតនាគារ អនុវត្តចំពោះអង្គភាពរដ្ឋមិនមានបុគ្គលភាពគតិយុត្ត ដែលធ្វើប្រតិបត្តិការមាន លក្ខណៈរដ្ឋបាលជាចម្បង សម្រាប់បម្រើដល់ការអនុវត្តគោលនយោបាយ ឬ ការបំពេញបេសកកម្មជាក់លាក់ ណាមួយរបស់រាជរដ្ឋាភិបាល ដោយអនុញ្ញាតឱ្យមានចំណូលដោយឡែក សម្រាប់ចំណាយជាក់លាក់។

វិធាន និងនីតិវិធីនៃការគ្រប់គ្រងថវិកាឧបសម្ព័ន្ធ និងគណនីពិសេសរតនាគារ ព្រមទាំងការគ្រោងចំណូល ចំណាយ ការអនុញ្ញាត និងការអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវកំណត់ដោយអនុក្រឹត្យ។

ថវិកាត្រូវរៀបចំជា ៧ ចំណាត់ថ្នាក់ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. រួមមាន៖

- ១- ចំណាត់ថ្នាក់សេដ្ឋកិច្ច ផ្អែកលើប្រភេទចំណាយ។
- ២- ចំណាត់ថ្នាក់រដ្ឋបាល (ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, គ្រឹះស្ថានសាធារណៈ រដ្ឋបាល, មន្ទីរជំនាញរាជធានី ខេត្ត, និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន រាជធានី, ខេត្ត, ស្រុក, និង ខណ្ឌ)។
- ៣- ចំណាត់ថ្នាក់មុខងារ ផ្អែកលើគោលបំណង។
- ៤- ចំណាត់ថ្នាក់ភូមិសាស្ត្រ ផ្អែកលើតំបន់ដូចជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
- ៥- ចំណាត់ថ្នាក់កម្មវិធី ផ្អែកលើរចនាសម្ព័ន្ធកម្មវិធីនៅក្នុងផែនការយុទ្ធសាស្ត្រថវិកា។
- ៦- ចំណាត់ថ្នាក់មូលនិធិ ផ្អែកលើប្រភពធនធានដូចជា ការខ្ចី, ហិរញ្ញប្បទានឥតសំណង, និងថវិកា បដិភាគ ជាដើម។
- ៧- ចំណាត់ថ្នាក់គម្រោង ផ្អែកតាមគម្រោងហិរញ្ញប្បទានក្រៅប្រទេស និងក្នុងប្រទេស។

២.៣.៣. ធនធាននិងបន្ទុករបស់រដ្ឋ

ធនធាននិងបន្ទុករបស់រដ្ឋ រួមមាន ធនធាននិងបន្ទុកថវិកា និងធនធាននិងបន្ទុកហិរញ្ញប្បទាន។ ធនធាននិង បន្ទុកថវិកា ត្រូវបង្ហាញនៅក្នុងថវិការដ្ឋជាទម្រង់ចំណូលនិងចំណាយ។ ចំណែកឯ ធនធាននិងបន្ទុកហិរញ្ញប្បទាន ត្រូវបង្ហាញក្នុងទម្រង់ជាតម្រូវការហិរញ្ញប្បទាន និងប្រភពហិរញ្ញប្បទាន។

ធនធានថវិកា រួមមាន ដូចខាងក្រោម៖

- ១- ចំណូលសារពើពន្ធ រួមមាន ចំណូលសារពើពន្ធក្នុងស្រុក ចំណូលសារពើពន្ធលើពាណិជ្ជកម្មអន្តរជាតិ និងចំណូលសារពើពន្ធដទៃទៀត។

២- ចំណូលមិនមែនសារពើពន្ធ រួមមាន ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ចំណូលពីសហគ្រាស សាធារណៈ ភាគកម្មសាធារណៈនិងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ចំណូលពីសេវាសាធារណៈ ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត ដែលកំណត់ ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៣- ចំណូលផ្សេងៗ រួមបញ្ចូលទាំងចំណូលបានមកពីទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង ហិរញ្ញប្បទាន ឥតសំណង ការសងវិញនូវប្រាក់ឱ្យគេខ្ចី និងចំណូលផ្សេងៗដទៃទៀត។

ធនធាននីមួយៗ ត្រូវធ្វើចំណាត់ថ្នាក់ជាជំពូក គណនី អនុគណនី និងជាយថាហេតុ អាចលម្អិតជាងនេះ ទៀត ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

បន្ទុកថវិការបស់រដ្ឋ រួមមាន ចំណាយចរន្តនិងចំណាយមូលធន ដែលត្រូវបានបែងចែកជា ៦ ប្រភេទ ដូច ខាងក្រោម៖

១- បន្ទុកបុគ្គលិក រួមមាន ចំណាយលើបៀវត្ស ប្រាក់បំណាច់និងប្រាក់ឧបត្ថម្ភផ្សេងៗ ប្រាក់វិភាជន៍សង្គម វិភាគទានសង្គម និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។

២- ចំណាយប្រតិបត្តិការ រួមមាន ចំណាយលើការទិញទំនិញ ការជួសជុលថែទាំ និងការជួលសេវា ដើម្បី ទទួលបាននូវមធ្យោបាយ និងសេវាផ្សេងៗ បម្រើឱ្យសកម្មភាពរបស់រដ្ឋ។

៣- បន្ទុកហិរញ្ញវត្ថុ រួមមាន ចំណាយលើការប្រាក់ និងបន្ទុកពាក់ព័ន្ធផ្សេងៗនៃបំណុលសាធារណៈក្នុង ប្រទេស និងក្រៅប្រទេស។

៤- ចំណាយវិនិយោគ រួមមាន ចំណាយលើការទទួលបាននូវទ្រព្យសកម្មរយៈពេលវែងទាំងរូបិយ និងអរូបិយ ព្រមទាំងទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង។

៥- ការផ្ទេរ៖

- ចំណាយអន្តរាគមន៍ រួមមាន ចំណាយលើការផ្តល់អត្ថប្រយោជន៍សង្គម ចំណាយអន្តរាគមន៍ផ្នែក សង្គម សេដ្ឋកិច្ច និងវប្បធម៌
- ចំណាយឧបត្ថម្ភធន ដោយមានភ្ជាប់លក្ខខណ្ឌនិងគ្មានភ្ជាប់លក្ខខណ្ឌទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ចំណាយឧបត្ថម្ភធនទៅគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ចំណាយឧបត្ថម្ភធនទៅសហគ្រាសសាធារណៈ
- ការផ្តល់អំណោយ
- ចំណាយឧបត្ថម្ភធនផ្សេងៗ។

៦- ចំណាយផ្សេងៗ រួមមាន ចំណាយលើពន្ធ និងអាករដែលបង់ដោយរដ្ឋ ចំណាយមិនទាន់បែងចែក មានមុខសញ្ញា ចំណាយមិនបានគ្រោងទុក និងចំណាយដទៃទៀត។

ប្រភេទចំណាយនីមួយៗ ត្រូវធ្វើចំណាត់ថ្នាក់ជាជំពូក គណនី អនុគណនី ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ធនធាននិងបន្ទុកហិរញ្ញប្បទានរបស់រដ្ឋ ដែលជួយធានាបាននូវតុល្យភាពហិរញ្ញវត្ថុរបស់រដ្ឋ គឺជាលទ្ធផលនៃ កិច្ចប្រតិបត្តិការរួមមាន ១) ចលនាប្រាក់ទំនេររបស់រដ្ឋ, ២) ការគ្រប់គ្រងប្រាក់បញ្ញើរបស់និក្ខិត្តករ, ៣) ការខ្ចីប្រាក់ បំណុលប្រហាក់ប្រហែល និងហិរញ្ញប្បទានសហប្រតិបត្តិការ, និង ៤) ប្រតិបត្តិការសាច់ប្រាក់ផ្សេងទៀត។ កិច្ចប្រតិបត្តិការទាំងនេះ ត្រូវគោរពទៅតាមគោលការណ៍គ្រឹះមួយចំនួន ដូចខាងក្រោម៖

- ១- ការវិនិយោគប្រាក់ទំនេររបស់រដ្ឋ ត្រូវអនុវត្តទៅតាមការអនុញ្ញាតជាប្រចាំឆ្នាំជាទូទៅ ឬ ការអនុញ្ញាត ពិសេសណាមួយ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។
 - ២- គណនីប្រាក់បញ្ញើរបស់និក្ខិត្តករ មិនត្រូវមានវិបារូបន៍។
 - ៣- ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវដាក់ចូលក្នុងគណនីនៅរតនាគារជាតិជាចាំបាច់ លើកលែងតែមានការអនុញ្ញាតពីរដ្ឋមន្ត្រី ក.ស.ហ.វ.។
 - ៤- ការខ្ចីប្រាក់ បំណុលប្រហាក់ប្រហែល និងហិរញ្ញប្បទានសហប្រតិបត្តិការ ត្រូវអនុវត្តស្របតាមការ អនុញ្ញាតប្រចាំឆ្នាំជាទូទៅ ឬ ការអនុញ្ញាតពិសេសណាមួយ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។
- ក្រៅពីប្រភពធនធាននិងបន្ទុកហិរញ្ញប្បទាន ដែលត្រូវគ្រប់គ្រងតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន, វិធាន និងនីតិវិធីនៃការគ្រប់គ្រងធនធាននិងបន្ទុកហិរញ្ញប្បទានឯទៀត ដែលមានចែងខាងលើនេះ ត្រូវកំណត់ ដោយអនុក្រឹត្យ។

រាជរដ្ឋាភិបាល ត្រូវរៀបចំឱ្យមានមូលនិធិប្រាក់សន្សំរបស់រដ្ឋ ដែលហៅថា **មូលនិធិបម្រុងហិរញ្ញវត្ថុ** សម្រាប់ គោលដៅនៃការធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាដែលមានសារៈសំខាន់ជាសារវន្ត នៅពេលដែលប្រទេសជាតិ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬ គ្រោះអាសន្នបន្ទាន់នានា ជាអាទិ៍ ការឆ្លងរាលដាលនៃជំងឺកាចសាហាវ និង គ្រោះមហន្តរាយធម្មជាតិ។ ប្រភពនៃមូលនិធិបម្រុងហិរញ្ញវត្ថុនេះ រួមមាន៖

- ១- ចំណាយប្រចាំឆ្នាំនៃថវិកាជាតិ ក្នុងទំហំពី ២ ភាគរយ ទៅ ៤ ភាគរយនៃលទ្ធផលអនុវត្តចំណាយចរន្ត ថវិកាថ្នាក់ជាតិមួយឆ្នាំ មុនឆ្នាំកំពុងអនុវត្តថវិកា ដែលត្រូវកំណត់នៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។
- ២- អតិរេកដែលអាចកើតមានពីការអនុវត្តថវិកាថ្នាក់ជាតិប្រចាំឆ្នាំ ដែលត្រូវកំណត់ដោយច្បាប់ទូទាត់ថវិកា។
- ៣- ប្រភពផ្សេងៗទៀត ដែលត្រូវកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុ។

មូលនិធិបម្រុងហិរញ្ញវត្ថុ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលមាន ក.ស.ហ.វ. ជាសេនា- ធិការ។ មូលនិធិបម្រុងហិរញ្ញវត្ថុ អាចយកទៅវិនិយោគរយៈពេលខ្លី មធ្យម និងវែង។ រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវ រាយការណ៍ជូនរដ្ឋសភា និងព្រឹទ្ធសភាជារៀងរាល់ឆ្នាំ អំពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងមូលនិធិបម្រុង ហិរញ្ញវត្ថុ។ មូលនិធិបម្រុងហិរញ្ញវត្ថុ ត្រូវកត់ត្រាក្នុងគណនីទោលរតនាគារ។ សមតុល្យនៃមូលនិធិបម្រុងហិរញ្ញវត្ថុ ត្រូវបានយោងបន្តពីមួយឆ្នាំទៅមួយឆ្នាំ។ វិធាន និងនីតិវិធីនៃការគ្រប់គ្រងមូលនិធិបម្រុងហិរញ្ញវត្ថុ ត្រូវកំណត់ដោយ អនុក្រឹត្យ។

២.៤. វដ្តថវិកា

វដ្តថវិការួមមាន ការរៀបចំថវិកា, ការអនុវត្តថវិកា, និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកា ដូចមានបង្ហាញលម្អិតនៅក្នុងតារាង ២.២.។ ឆ្នាំសារពើពន្ធនៃថវិកា គឺពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំថវិកា។

តារាង ២.២. ក្របខ័ណ្ឌការងារ និងកាលវិភាគនៃវដ្តថវិកា (ថវិកាឆ្នាំ N+1)

វដ្ត	ជំពូកពាក់ព័ន្ធនៅក្នុងគោលការណ៍ណែនាំរួមនេះ	ក្របខ័ណ្ឌការងារ	កាលវិភាគ
ការរៀបចំថវិកា	ជំពូកទី៣	ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម	ខែមីនា នៃឆ្នាំ N
		ក្របខ័ណ្ឌថវិការយៈពេលមធ្យម	ខែមេសា នៃឆ្នាំ N
		ផែនការយុទ្ធសាស្ត្រថវិកា	ខែឧសភា-ខែមិថុនា នៃឆ្នាំ N
	ជំពូកទី៤	ការរៀបចំកញ្ចប់ថវិកា	ខែឧសភា-ខែមិថុនា នៃឆ្នាំ N
		ការចរចា និងប្រកាសបញ្ចប់ថវិកា	ខែកក្កដា-ខែកញ្ញា នៃឆ្នាំ N
		ការអនុម័តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ	ខែតុលា-ខែធ្នូ នៃឆ្នាំ N
ការអនុវត្តថវិកា	ជំពូកទី៥	អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ (ការបែងចែកឥណទានជាជំពូក)	មុនថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំ N ក្រោយពីច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវបានអនុម័ត
		ប្រកាសស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ (ការបែងចែកឥណទានលម្អិតនៅក្នុងជំពូកជាគណនី, និងអនុគណនី)	
		សៀវភៅចំណូល ចំណាយថវិកាថ្នាក់ជាតិ	
	ជំពូកទី១២	សៀវភៅចំណូល ចំណាយថវិកាថ្នាក់ក្រោមជាតិ	ខែមករា-ខែធ្នូ នៃឆ្នាំ N+1
	ជំពូកទី៥, ទី៦, ទី៧, និងទី១២	សារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ (វិន័យថវិកា)	
		កិច្ចព្រមព្រៀងសមិទ្ធកម្ម	
		កម្មវិធីចំណូល ចំណាយ	
		ការបញ្ជាចំណូល និងការបញ្ជាចំណាយ	
	ជំពូកទី៨	លទ្ធកម្មសាធារណៈ	
	ជំពូកទី៥ និងទី១២	ការផ្ទេរ, ការបង្វែរ, ការលុប, ការធ្វើវិចារណកម្ម, និងការបន្ថែមឥណទាន	
	ជំពូកទី១៤	កិច្ចបញ្ជីកាតព្វកិច្ច	
ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកា	ជំពូកទី១៤	របាយការណ៍ហិរញ្ញវត្ថុនៃការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ	- ប្រចាំខែ, ត្រីមាស, ឆមាស នៃឆ្នាំ N+1, និង - ប្រចាំឆ្នាំ (ត្រឹមខែមករា នៃឆ្នាំ N+2)

វគ្គ	ជំពូកពាក់ព័ន្ធនៅក្នុង គោលការណ៍ណែនាំរួមនេះ	ក្របខ័ណ្ឌការងារ	កាលវិភាគ
	ជំពូកទី១៥	របាយការណ៍សមិទ្ធកម្មនៃការអនុវត្តច្បាប់ ហិរញ្ញវត្ថុប្រចាំឆ្នាំ	- ប្រចាំឆមាស (២០ថ្ងៃក្រោយ ចប់ឆមាសទី១ នៃឆ្នាំ N+1) - ប្រចាំឆ្នាំ (ត្រឹមដំណាច់ ខែមីនា នៃឆ្នាំ N+2)
		ការវាយតម្លៃកម្រិតក្រសួង ស្ថាប័ន	ក្រោយឆមាសទី១ និង ចុងឆ្នាំ N+1
		ការពិនិត្យតាមដានលើការសម្រេចបាន អាទិភាពគោលនយោបាយ	ក្រោយឆមាសទី១ និង ចុងឆ្នាំ N+1
	ជំពូកទី១៨	អធិការកិច្ចហិរញ្ញវត្ថុ	ឆ្នាំ N+1
		សវនកម្មផ្ទៃក្នុង	ឆ្នាំ N+1 និងឆ្នាំ N+2
		សវនកម្មផ្ទៃក្រៅ	ឆ្នាំ N+2
	ជំពូកទី១៤	ច្បាប់ទូទាត់ថវិកា	ត្រឹមខែកញ្ញានៃឆ្នាំ N+2
ការងារ ពាក់ព័ន្ធ ផ្សេងទៀត	ជំពូកទី៩	ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ	ឆ្នាំ N, ឆ្នាំ N+1, និងឆ្នាំ N+2
	ជំពូកទី១០	ការគ្រប់គ្រងវិនិយោគសាធារណៈ	ឆ្នាំ N, ឆ្នាំ N+1, និងឆ្នាំ N+2
	ជំពូកទី១១	ការគ្រប់គ្រងបំណុលសាធារណៈ	ឆ្នាំ N, ឆ្នាំ N+1, និងឆ្នាំ N+2
	ជំពូកទី១៣	ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ	ឆ្នាំ N, ឆ្នាំ N+1, និងឆ្នាំ N+2

សម្គាល់ ÷

- ឆ្នាំ N ÷ ១ ឆ្នាំមុនឆ្នាំអនុវត្តថវិកា (ថវិកាឆ្នាំ N+1)
- ឆ្នាំ N+1 ÷ ឆ្នាំអនុវត្តថវិកា (ថវិកាឆ្នាំ N+1)
- ឆ្នាំ N+2 ÷ ១ ឆ្នាំក្រោយឆ្នាំអនុវត្តថវិកា (ថវិកាឆ្នាំ N+1)

២.៥. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ជាប្រព័ន្ធស្វ័យប្រវត្តិកម្ម និងសមាហរណកម្មនូវដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានការរៀបចំនិងអនុវត្តថវិកា ប្រតិបត្តិការហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍ ការធ្វើសវនកម្ម និងការធ្វើអធិការកិច្ចហិរញ្ញវត្ថុ។

FMIS គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប សម្រាប់គាំទ្រដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងការអនុវត្តមុខងារពាក់ព័ន្ធ, ជួយសម្រួលដល់ការប្តូរកសុប, ផ្ទៀងផ្ទាត់ទិន្នន័យ និងផលិតរបាយការណ៍ទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាព, ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, និងគណនេយ្យភាពក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន។ មាត្រា ១៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានចែងថា « ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួត-

ពិនិត្យលើការអនុវត្តចំណូលនិងចំណាយថវិការដ្ឋ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រើប្រាស់ និងឆ្លុះបញ្ចាំងក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់។ ក្នុងន័យនេះ, គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវប្រើប្រាស់ FMIS លើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ទៅតាមដំណាក់កាលនៃការរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធនេះ។

២.៦. កម្មវិធីកែទម្រង់ និងយុទ្ធសាស្ត្រពាក់ព័ន្ធកម្មវិធីសម្រាប់ហិរញ្ញវត្ថុសាធារណៈ

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីស្វ័យប្រវត្តិមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈមួយឆ្ពោះទៅរកឧត្តមានវត្តមានជាអន្តរជាតិ ដែលត្រូវអនុវត្តតាមអភិក្រមជាខ្សែន គឺ ១) ភាពជឿទុកចិត្តនៃថវិកា, ២) គណនេយ្យភាពហិរញ្ញវត្ថុ, ៣) ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, និង ៤) គណនេយ្យភាពសមិទ្ធកម្ម។ កម្មវិធីនេះត្រូវបានរាជរដ្ឋាភិបាលអនុវត្តជា ៤ ដំណាក់កាល និងសំដៅសម្រេចឱ្យបាននូវគណនេយ្យភាពសមិទ្ធកម្មនៅក្នុងឆ្នាំ២០២៧ តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពរួម (CAP), ព្រមទាំងផែនការសកម្មភាពលម្អិតតំទ្រ ពីគ្រប់គ្នាអង្គពាក់ព័ន្ធនៃ ក.ស.ហ.វ. ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។ គណៈកម្មាធិការដឹកនាំការងារកែទម្រង់, គណៈកម្មការកែទម្រង់, អគ្គលេខាធិការដ្ឋានកែទម្រង់, និងក្រុមការងារកែទម្រង់ ជាអ្នកទទួលខុសត្រូវសម្របសម្រួលការចូលរួមរបស់អ្នកពាក់ព័ន្ធ, បង្កើត, ដាក់ឱ្យអនុវត្ត, តាមដាន, វាយតម្លៃ, កំណត់តម្រូវការនៃការទ្រទ្រង់បន្ថែមទាំងធនធាន និងសមត្ថភាព និងការប្រមូលផ្តុំធនធានសម្រាប់ការអនុវត្ត, និងកែសម្រួលសកម្មភាពក្នុងផែនការទាំងនោះជាប្រចាំ។ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តម្រូវឱ្យមានការសម្របសម្រួល ឬ បំពេញឱ្យគ្នាទៅវិញទៅមកជាមួយនឹងកម្មវិធីកែទម្រង់ថ្នាក់ជាតិសំខាន់ៗផ្សេងទៀត ដូចជា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ, និងកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។

យុទ្ធសាស្ត្រផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានសារៈសំខាន់យ៉ាងខ្លាំង និងបានក្លាយជារតុបំណង ឬ គោលដៅរបស់ស្ថាប័ននានាដែលបាននាំនៃផែនការសកម្មភាពខាងលើនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាដំបូង, រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ **យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា** ដែលជាយុទ្ធសាស្ត្រស្នូលក្នុងការកសាងប្រព័ន្ធថវិការបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យស្របទៅតាមទិសដៅនៃកម្មវិធីកែទម្រង់ និងឧត្តមានវត្តមានជាអន្តរជាតិ។ ផ្អែកលើយុទ្ធសាស្ត្រស្នូលនេះ, រាជរដ្ឋាភិបាល ក៏បានបង្កើតយុទ្ធសាស្ត្រតំទ្រជាបន្តបន្ទាប់ មានជាអាទិ៍ យុទ្ធសាស្ត្ររៀបចំចំណូល, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ, យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការរដ្ឋបាលថ្នាក់ក្រោមជាតិ, យុទ្ធសាស្ត្រស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្កនៅកម្ពុជា, និងផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងការអភិវឌ្ឍសមត្ថភាពក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤។ល។

ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងការអភិវឌ្ឍសមត្ថភាពក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកសាងសមត្ថភាពមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់

ស្ថិរភាពនៃដំណើរការប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងកសាងប្រព័ន្ធបណ្តុះបណ្តាលមួយ លើជំនាញបច្ចេកទេសសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្សារភ្ជាប់នឹងវិញ្ញាបនបត្រ ព្រមទាំងបានកំណត់យន្តការកាន់តែមុតមាំទាំងលើសមត្ថភាពស្ថាប័ន, សិក្ខាកាមដែលជាគោលដៅ, គ្រូបង្គោល, មុខវិជ្ជាសិក្សា, ចំនួនម៉ោងសិក្សា, វិន័យសិក្សា, និងការវាយតម្លៃ ព្រមទាំងលទ្ធផលសិក្សា ជាដើម។ សិក្ខាកាមដែលជាគោលដៅសំខាន់ៗ រួមមាន មន្ត្រីរាជការដែលកំពុងបំពេញមុខងារជាក្រុមមន្ត្រីទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុ, ក្រុមលទ្ធកម្ម, ក្រុមការងារថវិកា, រដ្ឋទេយ្យករចំណូល, រដ្ឋទេយ្យករបុរេប្រទាន, និងភ្នាក់ងារបើកផ្តល់នៃអង្គភាពថវិការបស់គ្រប់ក្រសួង ស្ថាប័ន, និងមន្ត្រីអង្គភាពក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មុខវិជ្ជាចាំបាច់មានដូចជា ថវិកាកម្មវិធី/ថវិកាសមិទ្ធកម្ម និងអង្គភាពថវិកា, លទ្ធកម្មសាធារណៈ, គណនេយ្យសាធារណៈ, ការយល់ដឹងពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ការគ្រប់គ្រងវិនិយោគសាធារណៈ, ការគ្រប់គ្រង និងវិភាគទិន្នន័យ, ការគ្រប់គ្រងសាច់ប្រាក់, ការគ្រប់គ្រងហានិភ័យ, ការត្រួតពិនិត្យ និងវាយតម្លៃ, និងសវនកម្ម។ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសំខាន់ៗ ដែលរួមមានជាអាទិ៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS), និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ក៏ត្រូវរៀបចំបញ្ចូលក្នុងផែនការបណ្តុះបណ្តាលនិងវិក្រឹតការ និងត្រូវរៀបចំអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។ ការបណ្តុះបណ្តាលអប់រំមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវផ្តោតលើក្រមសីលធម៌វិជ្ជាជីវៈ។ គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទទួលខុសត្រូវក្នុងការចាត់តាំងមន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ធសមស្របនឹងតម្រូវការសមត្ថភាពពិតប្រាកដ ក្នុងការបំពេញការងារ សម្រាប់ការបណ្តុះបណ្តាលនានាសំដៅចូលរួមកសាងធនធានមនុស្សតាមស្ថាប័នឱ្យកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព។

២.៧. តម្លាភាពថវិកា

តម្លាភាពថវិកា សំដៅដល់រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងព័ត៌មាន គោលការណ៍ និងនីតិវិធីទាំងឡាយពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្តថវិកា ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលត្រូវធ្វើការពិគ្រោះយោបល់ និងផ្សព្វផ្សាយឱ្យទាន់ពេល ជូនដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងសាធារណជន ស្របតាមការកំណត់នៃបទប្បញ្ញត្តិជាធរមាន។ ការផ្សព្វផ្សាយ និងពិគ្រោះយោបល់ត្រូវធ្វើឡើងឱ្យបានជាប្រព័ន្ធ ដើម្បីធានានូវការចូលរួមរបស់ភាគីពាក់ព័ន្ធ និងសាធារណជន នៅក្នុងដំណើរការរៀបចំ និងអនុវត្តថវិកា។ ឯកសារថវិកា ត្រូវផ្សព្វផ្សាយក្នុងទម្រង់ងាយយល់ និងអាចប្រើប្រាស់ក្នុងការវិភាគ ទៅតាមវដ្តថវិកា ដែលរួមមានដំណាក់កាលរៀបចំថវិកា អនុវត្តថវិកា និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកា។

ជាគោលការណ៍, ក.ស.ហ.វ. មានភារកិច្ចរៀបចំ និងផ្សព្វផ្សាយឯកសារថវិកាជាមួយ ចំណែកឯក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ចរៀបចំ និងផ្សព្វផ្សាយឯកសារថវិកាទៅតាមវិស័យ ឬ អនុវិស័យដែលខ្លួនទទួលបន្ទុក។ ក.ស.ហ.វ. ត្រូវរៀបចំថវិកាសង្ខេបប្រចាំឆ្នាំ និងត្រូវដឹកនាំរៀបចំវេទិកាសាធារណៈជាផ្លូវការមួយ នៅក្នុងខែទីមួយ បន្ទាប់ពីច្បាប់ថវិកាប្រចាំឆ្នាំត្រូវបានដាក់ឱ្យអនុវត្ត

ដើម្បីផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធធ្វើការស្វែងយល់អំពីច្បាប់ថវិកានេះ។ ទន្ទឹមនេះ, ក.ស.ហ.វ. ក៏ត្រូវផ្សព្វផ្សាយ ថវិកាសង្ខេបប្រចាំឆ្នាំជាសាធារណៈលើគេហទំព័ររបស់ ក.ស.ហ.វ. ផងដែរ។ ដោយឡែក, ក្រសួង ស្ថាប័ន អង្គភាព សាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំឯកសារថវិកាពលរដ្ឋទៅតាមច្បាប់ថវិកាដែល ខ្លួនមាន ព្រមទាំងរៀបចំវេទិកាសាធារណៈជាមួយគ្រប់ភាគីពាក់ព័ន្ធ និងសាធារណជន។

២.៨. ទោសប្បញ្ញត្តិ

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ដែលអនុវត្ត បំពានលើបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតជាធរមាន ត្រូវរង នូវវិធានការហិរញ្ញវត្ថុ ដែលកំណត់ដោយអនុក្រឹត្យតាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតទាំងឡាយណា ដែលអនុវត្តបំពានលើបទប្បញ្ញត្តិនៃច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតជាធរមាន ត្រូវទទួលទណ្ឌកម្មខាងរដ្ឋបាល ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោត ដែលត្រូវបានរកឃើញថា បានធ្វើឱ្យបាត់បង់ប្រាក់កាសសាធារណៈ ឬ ខូចខាត ទ្រព្យសម្បត្តិរដ្ឋ នោះតម្លៃនៃការបាត់បង់ ឬ ខូចខាត រួមទាំងការប្រាក់លើតម្លៃបាត់បង់ ឬ ខូចខាតនោះ និងសំណង ផ្សេងទៀត នឹងក្លាយជាបំណុលផ្ទាល់ចំពោះសាមីខ្លួននោះ ដែលត្រូវបំពេញកាតព្វកិច្ចសង និងបង់ចូលថវិការដ្ឋ វិញ។ វិធានការហិរញ្ញវត្ថុ, ទណ្ឌកម្មខាងរដ្ឋបាល និងការទទួលខុសត្រូវជាប្រាក់កាសទាំងនេះ មិនមែនជាឧបសគ្គ សម្រាប់ការចោទប្រកាន់និងការផ្តន្ទាទោសព្រហ្មទណ្ឌ ព្រមទាំងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមានឡើយ។



ជំពូកទី៣

ការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ

ការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ គឺជាដំណាក់កាលដំបូងបំផុតនៃប្រតិទិននៃការរៀបចំថវិកា ដែលមានចែងនៅក្នុងមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈជាធរមាន។ ការរៀបចំផែនការកម្រិតយុទ្ធសាស្ត្ររួមមាន ១) ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (ក.ហ.ម.), ២) ក្របខ័ណ្ឌថវិការយៈពេលមធ្យម (ក.ថ.ម.), និង ៣) ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា (ផ.យ.ថ.)។

ផែនការកម្រិតយុទ្ធសាស្ត្រ អាចជួយឱ្យការរៀបចំថវិកាប្រចាំឆ្នាំមានលក្ខណៈប៉ាន់ប្រមាណបានក្នុងរយៈពេលមធ្យម និងអាចអនុញ្ញាតឱ្យថវិកាមានភាពទន់ភ្លន់សម្របខ្លួនបានជាមួយការផ្លាស់ប្តូរទិសដៅ ប្រកបដោយប្រសិទ្ធភាពដោយសារតែក្របខ័ណ្ឌ និងផែនការទាំងបីខាងលើត្រូវរៀបចំ និងធ្វើបច្ចុប្បន្នកម្មជាប្រចាំឆ្នាំ។ ការធ្វើផែនការថវិកាពហុឆ្នាំនៅក្នុងការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ ក៏មានសារៈសំខាន់ទៅដល់ការរក្សាវិន័យថវិកា, ការដាក់ចេញយុទ្ធសាស្ត្រ, និងការធានាប្រសិទ្ធភាពចំណាយ និងការប្រមូលចំណូលផងដែរ។

ជាដំបូង, ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ធ្វើការប៉ាន់ស្មានពីធនធាននិងបន្ទុកថវិការបស់រដ្ឋកំណត់ជំហរគោលនយោបាយថវិកា កំណត់ពិធានចំណាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកំណត់ពិធានតម្រូវការហិរញ្ញប្បទាន និងវាយតម្លៃហានិភ័យហិរញ្ញវត្ថុសាធារណៈ សម្រាប់រយៈពេលមធ្យម ដោយផ្អែកលើមូលដ្ឋាននៃទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។ ផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមនេះ, ក្របខ័ណ្ឌថវិការយៈពេលមធ្យម កំណត់ពិធានចំណាយថវិការបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់ក្រសួង ស្ថាប័ន។

ក្នុងកម្រិតក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ផែនការយុទ្ធសាស្ត្រថវិកា ត្រូវរៀបចំដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យមខាងលើ ដោយឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីគោលបំណងគោលនយោបាយរបស់ខ្លួន, សូចនាករនិងគោលដៅសូចនាករសម្រាប់វាស់វែងលទ្ធផលនៃការអនុវត្តកម្មវិធី សមស្របទៅនឹងទំហំថវិកា និងលទ្ធភាពថវិកាដែលមាន ដើម្បីរួមចំណែកសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរការនៃការរៀបចំ, ក្រសួង ស្ថាប័ននីមួយៗ ត្រូវមានផែនការយុទ្ធសាស្ត្រថវិកាមួយ ដែលគ្របដណ្តប់ទាំងថវិការដ្ឋបាលកណ្តាល, ថវិកាមន្ទីរជំនាញរាជធានី ខេត្ត, និងថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមឱវាទរបស់ខ្លួន ព្រមទាំងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌ)។ ទន្ទឹមនេះ, ផែនការយុទ្ធសាស្ត្រថវិការបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវដើរតួនាទីជាឧបករណ៍សម្រាប់ធ្វើសមាហរណកម្មថវិកាចរន្ត និងថវិកាមូលធន ព្រមទាំងថវិកាជាតិ និងថវិកាហិរញ្ញប្បទានសហប្រតិបត្តិការដើម្បីធ្វើឱ្យផែនការយុទ្ធសាស្ត្រថវិកាមានគុណភាពកាន់តែប្រសើរ ក៏ដូចជាជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាគនិងគ្រប់គ្រងថវិកាប្រចាំឆ្នាំ។

គោលការណ៍ណែនាំក្នុងជំពូកនេះផ្តោតលើ៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- ដំណើរការរួមនៃការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ
- ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម
- ក្របខ័ណ្ឌថវិការយៈពេលមធ្យម
- ផែនការយុទ្ធសាស្ត្រថវិកា។

៣.១. ក្របខ័ណ្ឌគតិយុត្ត

ក្របខ័ណ្ឌគតិយុត្ត ដែលត្រូវប្រើប្រាស់ក្នុងការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- សាវចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

៣.២. ក្របខ័ណ្ឌស្ថាប័ន

ដើម្បីធានាបាននូវភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ, នៅក្នុងដំណើរការនៃការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ តម្រូវឱ្យមានការចូលរួមពីអង្គពាក់ព័ន្ធសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងនៅក្នុងក្របខ័ណ្ឌនៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

សម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម អង្គពាក់ព័ន្ធសំខាន់ៗ រួមមាន៖

- គណៈរដ្ឋមន្ត្រី
- ក.ស.ហ.វ.។


សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា អង្គពាក់ព័ន្ធសំខាន់ៗ រួមមាន៖

- ក.ស.ហ.វ. (ដោយរួមទាំងអង្គភាពដែលនៅក្រោមឱវាទ ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន),
- ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល
 - ក្រុមការងារថវិកា
 - អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ
 - អង្គភាពថវិកា
 - មន្ទីរជំនាញ
 - គ្រឹះស្ថានសាធារណៈរដ្ឋបាល។

៣.៣. ដំណើរការអង្កេតការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ

ដំណើរការនៃការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ ត្រូវអនុវត្តដោយប្រទាក់ក្រឡាគ្នា រវាងសមាសធាតុដូចមានក្នុងដ្យាក្រាម ៣.១. ខាងក្រោម ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ផ្សារភ្ជាប់ជាមួយនឹងខ្សែច្រវាក់សមិទ្ធកម្ម ដោយត្រូវចាប់ផ្តើមពីការផ្សារភ្ជាប់គោលដៅអាទិភាពជាតិនៅក្នុងយុទ្ធសាស្ត្របញ្ញាកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយតាមវិស័យទៅនឹងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម។

ដ្យាក្រាម ៣.១. ទំនាក់ទំនងនៃថវិកា និងសមិទ្ធកម្មនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ



៣.៤. ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម

៣.៤.១. និយមន័យ និងគោលបំណង

ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (ក.ហ.ម.) សំដៅដល់ឯកសារយុទ្ធសាស្ត្រ ដែលផ្តល់នូវការប៉ាន់ស្មានពីធនធាននិងបន្ទុកថវិការដ្ឋ កំណត់ដំហូរគោលនយោបាយថវិកា កំណត់ពិធានចំណាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកំណត់ពិធានតម្រូវការហិរញ្ញប្បទាន និងវាយតម្លៃហានិភ័យហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម ដោយផ្អែកលើមូលដ្ឋាននៃទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។

ក.ហ.ម. គឺជាឧបករណ៍ដែលផ្តល់នូវការព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងស្ថានភាព និងគោលនយោបាយស្តីពីហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម រួមទាំងចំណូលសរុប, ចំណាយសរុប និងការកំណត់ពិធានចំណាយតាមវិស័យទាំង ៤ (វិស័យរដ្ឋបាលទូទៅ, វិស័យការពារជាតិ និងសន្តិសុខ, វិស័យសង្គមកិច្ច, និងវិស័យសេដ្ឋកិច្ច) ឱ្យ

ស្របតាមប៉ារ៉ាម៉ែត្រម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ និងអាទិភាពគោលនយោបាយតាមវិស័យ និងកម្រិតជាតិ។ ក្នុងន័យនេះ, ក.ហ.ម. កំណត់ក្របខ័ណ្ឌរួមសម្រាប់ការរៀបចំក្របខ័ណ្ឌថវិការយៈពេលមធ្យម (ក.ថ.ម.) ដែលបន្តកំណត់ជា ពិការចំណាយគោលរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចមានបង្ហាញនៅផ្នែកបន្ទាប់។

៣.៤.២. ដំណើរការនៃការរៀបចំ ក.ហ.ម.

ជារៀងរាល់ដើមឆ្នាំ ក.ស.ហ.វ. (ជាពិសេស អគ្គនាយកដ្ឋានគោលនយោបាយ) មានតួនាទីដឹកនាំរៀបចំ សេចក្តីព្រាងឯកសារ ក.ហ.ម.។ ក្នុងការរៀបចំសេចក្តីព្រាងឯកសារនេះ, អគ្គនាយកដ្ឋានគោលនយោបាយ ត្រូវ សហការជាមួយអង្គភាពពាក់ព័ន្ធនៃ ក.ស.ហ.វ. រួមមានអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងផែនការ (ជាពិសេស វិទ្យាស្ថានជាតិស្ថិតិដែលជាអ្នករៀបចំតំណាងជាតិ) និងធនាគារជាតិនៃកម្ពុជា។ សេចក្តីព្រាងឯកសារ ក.ហ.ម. ដែលរៀបចំរួច ត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និង សម្រេច មុនពេលដាក់ចូលទៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ក.ហ.ម. ត្រូវបញ្ជូនទៅរដ្ឋសភា និងផ្សព្វផ្សាយនៅក្នុងខែមេសា បន្ទាប់ពីទទួលបានការសម្រេចដោយ គណៈរដ្ឋមន្ត្រី។ បន្ថែមលើនេះ, ក.ស.ហ.វ. ត្រូវផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួននូវខ្លឹមសារពាក់ព័ន្ធ របស់ ក.ហ.ម. ដែលបានអនុម័តរួច តាមរយៈការផ្សព្វផ្សាយនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកានិងគម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងទិន្នន័យពាក់ព័ន្ធផ្សេងទៀត ដែលប្រមូលបានពីការ សង្កេតនៃការវិវត្តនៃក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដែល រួមមាន តារាងប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច, ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល, និន្នាការសេដ្ឋកិច្ចសង្គម, ព្រឹត្តិបត្រស្ថិតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្លៃទំនិញ, ស្ថានភាពអតិផរណា, និងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ។

ក.ហ.ម. អាចត្រូវបានធ្វើបច្ចុប្បន្នកម្ម មុននឹងបញ្ជូនភ្ជាប់ទៅនឹងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំទៅ រដ្ឋសភា។

៣.៤.៣. វិធីសាស្ត្រនៃការរៀបចំ ក.ហ.ម.

សេចក្តីព្រាងឯកសារ ក.ហ.ម. រួមមានផ្នែកសំខាន់ៗ ៣ គឺ ១) ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច, ២) ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, និង ៣) សេចក្តីថ្លែងហេតុហានិភ័យថវិកា។ ខ្លឹមសារ និង វិធីសាស្ត្រសំខាន់ៗនៃផ្នែកនីមួយៗ មានចង្អុលបង្ហាញក្នុងផ្នែកខាងក្រោម។

៣.៤.៣.១. ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រូវរៀបចំតាមអភិក្រមពីលើចុះក្រោម ដើម្បីផ្តល់ជាទស្សនវិស័យ រួមអំពីបរិបទសម្រាប់គោលនយោបាយហិរញ្ញវត្ថុសាធារណៈ, ថវិកា, និងអាទិភាពគោលនយោបាយ។ ក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចត្រូវផ្តល់ទាំងព័ត៌មានអំពីស្ថានភាពបច្ចុប្បន្ន និងការព្យាករនៃស្ថានភាពស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចនាពេលខាងមុខ ដែលពាក់ព័ន្ធនឹងការកំណត់អាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលតាម រយៈសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗដូចជា កំណើនសេដ្ឋកិច្ចជាមធ្យម, កំណើនតាមវិស័យ និងអនុវិស័យសំខាន់ៗ

ដែលជាជន្មល់ ឬ ឃ្លាននៃសេដ្ឋកិច្ចជាតិ (ដូចជា វិស័យកសិកម្ម, ឧស្សាហកម្ម, សេវាកម្ម និងអនុវិស័យដូចជា ដំណាំ, នេសាទ, ចិញ្ចឹមសត្វ, កាត់ដេរ, កម្មន្តសាលាមិនមែនសម្លៀកបំពាក់, សំណង់, ទេសចរណ៍, លក់ដុំនិងលក់ រាយ ជាដើម), អត្រាអតិផរណា, អត្រាប្តូរប្រាក់រៀល (ធៀបនឹងប្រាក់ដុល្លារអាមេរិក), ឱនភាពគណនីចរន្ត (រួម បញ្ចូលបង្វែរ) និងទុនបម្រុងអន្តរជាតិ។ ក្រៅពីនោះ, ក្របខ័ណ្ឌនេះក៏ផ្តល់ព័ត៌មានសមិទ្ធកម្មផ្សេងទៀតដូចជា និន្នាការសេដ្ឋកិច្ចតំបន់ និងសកល, និងហានិភ័យផ្សេងទៀតដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងការរៀបចំ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈផងដែរ។

ក.ស.ហ.វ. ត្រូវដឹកនាំបន្តកែលម្អគុណភាពនៃការព្យាករណ៍ក្រសួងសេដ្ឋកិច្ច តាមរយៈការពង្រឹងវិធីសាស្ត្រនៃ ការព្យាករ, ការពង្រីកសូចនាករ, ការកសាងសមត្ថភាព, ការសម្របសម្រួល និងការផ្លាស់ប្តូរទិន្នន័យ និងព័ត៌មាន ក្នុងចំណោមស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដូចមានរៀបរាប់ខាងលើ។

ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយ ក.ស.ហ.វ. និងផ្លាស់ប្តូរទិន្នន័យ និងព័ត៌មានចាំបាច់នានា សម្រាប់ សម្រេចឱ្យបាននូវការកំណត់ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចមួយ ដែលប្រកបដោយគណនេយ្យភាព ចំពោះការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ។

៣.៤.៣.២. ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ

ក.ហ.ម. ត្រូវចង្អុលបង្ហាញពីយុទ្ធសាស្ត្រ និងជំហរ នៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋា- ភិបាលដោយប្រកាន់ខ្ជាប់នូវយុត្តាហិរញ្ញវត្ថុសាធារណៈច្បាស់លាស់។ ក្នុងការរៀបចំសេចក្តីព្រាង ក.ហ.ម., គោល- នយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ត្រូវមានលក្ខណៈពិសេសចុះក្រោមដូចគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែរ និង ប្រកាន់ខ្ជាប់នូវវិធានហិរញ្ញវត្ថុសាធារណៈជាកំហិត (Fiscal rules) មួយចំនួនបន្ថែមទៀត ពិសេសលើចំណូល និងចំណាយសាធារណៈរបស់រាជរដ្ឋាភិបាល។

គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ត្រូវព្យាករណ៍ចំណូល និងគ្រោងចំណាយសាធារណៈ ដោយផ្អែកលើ មូលដ្ឋាននៃការព្យាករណ៍ក្រសួងសេដ្ឋកិច្ចដោយប្រុងប្រយ័ត្នបំផុត និងគ្របដណ្តប់ខ្លឹមសារ ដូចខាងក្រោម៖

- ក្របខ័ណ្ឌចំណូលរយៈពេលមធ្យម ដែលរួមមាន ចំណូលក្នុងប្រទេស(រួមទាំងចំណូលពន្ធដារ, ពន្ធគយ និងរដ្ឋាករ, ចំណូលមិនមែនសារពើពន្ធ, និងចំណូលមូលធន) ដោយបែងចែកឱ្យច្បាស់នូវចំណូល របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, និងចំណូលពីក្រៅប្រទេស
- ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ដែលបែងចែកតាមវិស័យទាំង ៤ រួមមាន វិស័យរដ្ឋបាលទូទៅ, វិស័យការពារជាតិ និងសន្តិសុខ, វិស័យសង្គមកិច្ច, និងវិស័យសេដ្ឋកិច្ច ព្រមទាំងចំណាយសម្រាប់ វិស័យផ្សេងៗ ជាពិសេស មុខសញ្ញាចំណាយធំៗ ឬ ចំណាយថ្មីៗ ទាំងឡាយណាដែលមានឥទ្ធិពលលើ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
- ការឆ្លុះបញ្ចាំងទាំងចំណាយចរន្ត និងចំណាយមូលធន, បន្ទុកបុគ្គលិក និងបន្ទុកក្រៅបុគ្គលិក, ហិរញ្ញ- ប្បទានក្នុងប្រទេស និងហិរញ្ញប្បទានក្រៅប្រទេស, និងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ការបង្ហាញជាបរិមាណ (គិតជាប៊ីលានរៀល), ជាផលធៀបនៃ ផ.ស.ស. និងជាកំណើនប្រចាំឆ្នាំអំពី រាល់ព័ត៌មាននៃក្របខ័ណ្ឌចំណូល និងចំណាយរយៈពេលមធ្យមដែលមានរៀបរាប់ខាងលើ

- វិធានការសំខាន់ៗ សម្រាប់ផ្នែកចំណូល (រួមទាំងចំណូលពន្ធដារ, ពន្ធគយ និងរដ្ឋាករ, និងចំណូលមិនមែនសារពើពន្ធ) និងសម្រាប់ផ្នែកចំណាយ
- ក.ស.ហ.វ. ត្រូវរៀបចំសេចក្តីព្រាង ក.ហ.ម. និងឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានច្បាស់អំពីវិធានហិរញ្ញវត្ថុសាធារណៈ ដែលចាំបាច់ទាំងឡាយ (មានជាអាទិ៍ ពិភាក្សាបំណុលសាធារណៈ, ពិភាក្សាឱនភាពថវិកា, និងកំហិតជាអតិបរមាលើមុខសញ្ញាចំណាយមួយចំនួនជាដើម) ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ខ្លឹមសារនៃ ក.ហ.ម. ដែលទទួលបានការអនុម័តរួចហើយដោយគណៈរដ្ឋមន្ត្រី ត្រូវដាក់ចេញជាសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

៣.៤.២.៣. សេចក្តីថ្លែងហេតុហានិភ័យថវិកា

សេចក្តីថ្លែងហេតុហានិភ័យថវិកា គឺជាផ្នែកមួយនៃ ក.ហ.ម. ដែលត្រូវផ្តល់ព័ត៌មានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយស្តីពីប្រភេទ និងកម្រិតនៃហានិភ័យថវិកា ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ នៅពេលធ្វើការសម្រេចចិត្តទាក់ទងនឹងគោលនយោបាយណាមួយ។

ការអនុវត្តជាក់ស្តែងផ្នែកហិរញ្ញវត្ថុសាធារណៈ អាចខុសគ្នាច្រើនពីការគ្រោងទុក ដោយសារកត្តាប្រែប្រួលមិនអាចប៉ាន់ស្មានបាននានា (ដូចជាការផ្លាស់ប្តូរលក្ខខណ្ឌពាណិជ្ជកម្ម បច្ច័យជាក់ស្តែងនៃការធានារបស់រាជរដ្ឋាភិបាល និងគ្រោះមហន្តរាយធម្មជាតិដែលជាកត្តាប្រធានសក្តិជាដើម)។ សេចក្តីថ្លែងហេតុហានិភ័យថវិកា ត្រូវប្រមើលមើលលើហានិភ័យដែលបណ្តាលមកពីកត្តាប្រែប្រួលទាំងនេះ និងចង្អុលបង្ហាញអំពីផលប៉ះពាល់ ដែលអាចកើតមានលើសមិទ្ធកម្មម៉ាក្រូសេដ្ឋកិច្ច, លទ្ធភាពនៃការប្រមូលចំណូល, និងការអនុវត្តចំណាយរបស់រដ្ឋ។

ក.ស.ហ.វ. ត្រូវរៀបចំឯកសារបច្ចេកទេសច្បាស់លាស់ សម្រាប់ការវាយតម្លៃ និងការរៀបចំរបាយការណ៍ហានិភ័យថវិកា។ ចំណែក ក្រសួង ស្ថាប័នផ្សេងទៀត រួមទាំងធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមកំណត់មុខសញ្ញាហានិភ័យ និងគ្រប់គ្រងហានិភ័យទាំងនោះផងដែរ។ ក.ស.ហ.វ. ត្រូវរៀបចំ និងដឹកនាំយន្តការសម្របសម្រួលមួយ ដើម្បីផ្លាស់ប្តូរព័ត៌មាន, តាមដាន, និងត្រួតពិនិត្យពាក់ព័ន្ធនឹងហានិភ័យថវិកា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។

៣.៥. ក្របខ័ណ្ឌថវិការយៈពេលមធ្យម

៣.៥.១. និយមន័យ និងគោលបំណង

ក្របខ័ណ្ឌថវិការយៈពេលមធ្យម (ក.ថ.ម.) សំដៅដល់ការរៀបចំឱ្យមានជាយន្តការស្ថាប័នសម្រាប់ការធ្វើអាទិភាពនិយកម្ម ដើម្បីបង្ហាញអំពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយដាក់ចេញនូវពិភាក្សាចំណាយ និងសនិទានកម្មសម្រាប់រយៈពេលមធ្យម ជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក.ថ.ម. គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងផែនការយុទ្ធសាស្ត្រថវិកា តាមរយៈការធ្វើសមាហរណកម្មផ្នែកគោលនយោបាយ ការរៀបចំផែនការ និងការប៉ាន់ស្មានថវិកាសម្រាប់រយៈពេលមធ្យម ៣ ឆ្នាំ។

ក.ថ.ម. ត្រូវរៀបចំសម្រាប់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្រាប់ថ្នាក់ជាតិ, ក.ថ.ម. កំណត់ពិភាក្សាចំណាយថវិការបស់ក្រសួង ស្ថាប័ន ដោយផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់ក្រសួង ស្ថាប័ន

និងមានសង្គតិភាពទៅក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម។ ចំណែកឯ ក្របខ័ណ្ឌថវិការយៈពេលមធ្យម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់ពិធានចំណាយថវិការបស់រាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដោយផ្អែកតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម។ ការកំណត់ពិធានចំណាយគោលនេះ ត្រូវគ្រប- ដណ្តប់ទាំងចំណាយចរន្ត (បែងចែកជាបន្ទុកបុគ្គលិក និងបន្ទុកក្រៅបុគ្គលិក) និងចំណាយមូលធន (បែងចែកជា ហិរញ្ញប្បទានក្នុងប្រទេស និងហិរញ្ញប្បទានក្រៅប្រទេស)។

ក្របខ័ណ្ឌថវិការយៈពេលមធ្យមទាំងពីរខាងលើ ត្រូវប្រើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដើម្បីសម្រេចសមិទ្ធកម្មដែលបានគ្រោងទុក។

ម៉្យាងទៀត, ក.ថ.ម. ត្រូវមានភាពប្រទាក់ក្រឡាជាមួយនឹងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ដែល មានការពាក់ព័ន្ធនឹងការគ្រប់គ្រងវិនិយោគសាធារណៈផងដែរ។

ក.ស.ហ.វ. ត្រូវពង្រីកវិសាលភាព និងពង្រឹងគុណភាព ក.ថ.ម. ទាំងកម្រិតស្ថាប័ន និងមុខសញ្ញាចំណាយ ជាជំហានៗ។ ក.ស.ហ.វ. ត្រូវរៀបចំជាគោលការណ៍ណែនាំរួម សម្រាប់ធ្វើសមាហរណកម្មកម្មវិធីវិនិយោគសាធារ- ណៈ ៣ ឆ្នាំរំកិល ក្នុងដំណើរការនៃការរៀបចំ ក.ថ.ម. ។

អគ្គនាយកដ្ឋានថវិកានៃ ក.ស.ហ.វ. មានភារកិច្ចក្នុងការដឹកនាំរៀបចំសេចក្តីព្រាង ក.ថ.ម. នៅថ្នាក់ជាតិ រួមជាមួយនឹងក្រសួង ស្ថាប័ន និងត្រូវអនុវត្តទៅតាមដំណើរការ និងវិធីសាស្ត្រ ដូចចង្អុលបង្ហាញនៅក្នុងផ្នែក ៣.៥.២. និង ៣.៥.៣. ខាងក្រោម។

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ចក្នុងការដឹកនាំរៀបចំសេចក្តីព្រាង ក.ថ.ម. ថ្នាក់ក្រោមជាតិ រួមជាមួយនឹងរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងត្រូវអនុវត្តទៅតាម ដំណើរការ និងវិធីសាស្ត្រដូចចង្អុលបង្ហាញនៅក្នុងជំពូកទី១២ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោម ជាតិ។

៣.៥.២. ដំណើរការនៃការរៀបចំ ក.ថ.ម.

ដំណើរការនៃការរៀបចំ ក.ថ.ម. រួមមាន ១) ការកំណត់ពីលើចុះក្រោមនូវកញ្ចប់ធនធានដែលមាន ដោយ យោងតាមការព្យាករណ៍ចំណូល និងបំណុល ដូចបានកំណត់ក្នុងឯកសារ ក.ហ.ម., ២) ការកំណត់ពីក្រោមឡើងលើ អំពីតម្រូវការថវិកា ដែលនឹងធ្វើដោយក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយយោងតាមគោលនយោបាយតាមវិស័យរបស់ខ្លួន, និង ៣) ការការពារគម្រោងថវិកា និងការតម្រឹមរវាងកញ្ចប់ ថវិកាដែលមាន និងតម្រូវការថវិកា។

ចំពោះការកំណត់កញ្ចប់ធនធានពីលើចុះក្រោម ដោយផ្អែកតាមទំហំចំណាយតាមវិស័យដូចនៅក្នុង ក.ហ.ម. អគ្គនាយកដ្ឋានថវិកានៃ ក.ស.ហ.វ. ត្រូវរៀបចំសេចក្តីព្រាងពិធានចំណាយគោលសម្រាប់ក្រសួង ស្ថាប័ន មន្ទីរ ជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ទៅតាមវិធីសាស្ត្រសំខាន់ៗ ដូចចង្អុលបង្ហាញក្នុងផ្នែកខាង ក្រោម។ ប្រសិនបើចាំបាច់ អគ្គនាយកដ្ឋានថវិកានៃ ក.ស.ហ.វ. ត្រូវសុំការសហការពីក្រុមការងារពាក់ព័ន្ធនៃ អគ្គនាយកដ្ឋានគោលនយោបាយ ក៏ដូចជាការសហការពីក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថាន សាធារណៈរដ្ឋបាល តាមយន្តការស្វែងយល់ស្ថានភាព, ការជូនព័ត៌មានផ្សេងៗ, ការប្រមូលទិន្នន័យ, កិច្ចប្រជុំ

ពិគ្រោះយោបល់ និងការវិភាគពាក់ព័ន្ធ។ គោលនយោបាយអាទិភាព និងគោលដៅរបស់ក្រសួង ស្ថាប័នសម្រាប់ឆ្នាំ បន្តបន្ទាប់ក៏ត្រូវលើកយកមកពិភាក្សា ដើម្បីកំណត់អំពីទំហំពិធានចំណាយគោលសម្រាប់បីឆ្នាំខាងមុខ។

អគ្គនាយកដ្ឋានថវិកា ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីរដ្ឋមន្ត្រី ក.ស.ហ.វ. ទៅលើ ក.ថ.ម. ដែលបាន រៀបចំរួចរាល់។ ក.ថ.ម. ដែលទទួលបានការយល់ព្រម ត្រូវដាក់ចូលទៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ។

ទន្ទឹមគ្នានឹង ក.ហ.ម., ក.ថ.ម. ត្រូវបញ្ជូនទៅរដ្ឋសភា និងផ្សព្វផ្សាយនៅក្នុងខែមេសា បន្ទាប់ពីទទួលបាន ការសម្រេចដោយគណៈរដ្ឋមន្ត្រី។ បន្ថែមលើនេះ, ក.ស.ហ.វ. ត្រូវផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួននូវ ខ្លឹមសារពាក់ព័ន្ធរបស់ ក.ថ.ម. ដែលបានអនុម័តរួច តាមរយៈការផ្សព្វផ្សាយនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ។

ក.ថ.ម. អាចត្រូវបានធ្វើបច្ចុប្បន្នកម្ម មុននឹងបញ្ជូនភ្ជាប់ទៅនឹងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំទៅ រដ្ឋសភា។

៣.៥.៣. វិធីសាស្ត្រនៃការរៀបចំ ក.ថ.ម.

ការកំណត់ពិធានចំណាយគោល គឺជាវិធីសាស្ត្រដ៏សំខាន់នៃការរៀបចំ ក.ថ.ម. ក្នុងន័យជាអភិក្រមនៃ ការអនុវត្តថវិកា។ ពិធានចំណាយគោល គឺជាកញ្ចប់ថវិកាអតិបរមាដែលក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល អាចនឹងទទួលបានសម្រាប់ប្រតិបត្តិការ និងការអនុវត្តកម្មវិធីជាប្រចាំ ដោយ គិតបញ្ចូលពីកត្តាដែលជំរុញតម្រូវការ ប៉ុន្តែត្រូវបានកាត់ចេញនូវទំហំចំណាយគោលនយោបាយ និង/ឬ សកម្មភាព មិនប្រចាំ និង/ឬ ដែលត្រូវបានវាយតម្លៃថាមិនមានប្រសិទ្ធភាព។ ដោយឡែកចំពោះចំណាយសម្រាប់ការកែលម្អ ផែនការសកម្មភាព, ការលើកកម្ពស់ប្រសិទ្ធភាព, និងការដាក់ចេញនូវគោលនយោបាយថ្មី អាចនឹងផ្តល់ជូនបន្ថែម ទៀត តាមលទ្ធភាពថវិកាជាក់ស្តែងក្នុងឆ្នាំនីមួយៗ ហើយកញ្ចប់ថវិកាទាំងនេះនឹងត្រូវសម្របសម្រួលក្នុងការប្រជុំ ចរចាថវិកាជារៀងរាល់ឆ្នាំ។

វិធីសាស្ត្រលម្អិតនៃការរៀបចំ ក.ថ.ម. ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ ក.ស.ហ.វ.។

៣.៥.៣.១. សមាសធាតុនៃលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ពិធានចំណាយគោល

ក្នុងការកំណត់ពិធានចំណាយគោលរួមមាន ពិធានសម្រាប់ចំណាយចរន្ត និងចំណាយមូលធន។ សមាសធាតុ នៃលក្ខណៈវិនិច្ឆ័យសម្រាប់ប្រភេទចំណាយនីមួយៗ ត្រូវគោរពតាមការកំណត់ ដូចខាងក្រោម។

ក. សមាសធាតុនៃលក្ខណៈវិនិច្ឆ័យសម្រាប់ចំណាយចរន្ត

ចំណាយចរន្ត ត្រូវបែងចែកទៅតាមសមាសធាតុនៃលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ១) ចំណាយសម្រាប់សកម្មភាពប្រចាំ, ២) ចំណាយសម្រាប់សកម្មភាពថ្មី និង, ៣) ចំណាយសម្រាប់សកម្មភាពមិនប្រចាំ។ ជាងនេះទៅទៀត, ចំណាយសម្រាប់សកម្មភាពប្រចាំត្រូវបែងចែកជា ២ រួមមាន ចំណាយគ្មានឆន្ទានុសិទ្ធិ (មានដូចជាចំណាយបន្ទុក បុគ្គលិក ចំណាយការប្រាក់ និងចំណាយប្រាក់សោធននិវត្ត), និងចំណាយឆន្ទានុសិទ្ធិ (មានដូចជាមុខសញ្ញាចំណាយ សម្រាប់ការផ្តល់សេវាកម្ម និងអនុវត្តកម្មវិធី)។

ការកំណត់ពិធានចំណាយគោលសម្រាប់សមាសធាតុនីមួយៗនៃចំណាយចរន្ត ត្រូវអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖

១- ចំណាយសម្រាប់សកម្មភាពប្រចាំ

ការប៉ាន់ស្មានពិភាក្សាចំណាយគោលរបស់សកម្មភាពប្រចាំ ត្រូវគិតគូរបញ្ចូលនូវកត្តាសំខាន់ៗ ចំនួន ២ គឺ កត្តាតម្រូវការ និងកត្តាថ្លៃ។ សម្រាប់វិធីសាស្ត្រលម្អិត ត្រូវយោងទៅតាមការណែនាំបន្ថែមរបស់ ក.ស.ហ.វ.។ នីតិវិធីក្នុងការកំណត់ពិភាក្សាចំណាយគោលក្នុងករណីនេះ អាស្រ័យទៅតាមប្រភេទចំណាយនីមួយៗ។

- ចំណាយគ្មានឆន្ទានុសិទ្ធិ៖ ក.ស.ហ.វ. ត្រូវកំណត់ទំហំចំណាយបន្តកបុគ្គលិក និងផ្តល់យោបល់ជូន រាជរដ្ឋាភិបាលអំពីលទ្ធភាពក្នុងការដំឡើងប្រាក់បៀវត្សសម្រាប់រយៈពេលមធ្យម ដោយផ្អែកលើការ ពិគ្រោះយោបល់ជាមួយក្រសួងមុខងារសាធារណៈ និងយោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ចំណាយឆន្ទានុសិទ្ធិ៖ ទំហំចំណាយឆន្ទានុសិទ្ធិត្រូវកំណត់ ដោយផ្អែកលើព័ត៌មានចំណាយឆ្នាំចាស់ សមិទ្ធកម្ម និងស្មារតី និងលទ្ធផលនៃការប្រជុំពិភាក្សាចរចាថវិការវាងស្ថាប័នអនុវត្តថវិកា និង ក.ស.ហ.វ.។

២- ចំណាយសម្រាប់សកម្មភាពថ្មី

ចំណាយសម្រាប់សកម្មភាពថ្មី ជាចំណាយប៉ាន់ស្មានសម្រាប់អនុវត្តសកម្មភាពថ្មីដែលបានលើកឡើងក្នុង ក.ហ.ម.។ សកម្មភាពថ្មីនឹងត្រូវបានពិនិត្យបន្ទាប់ពីតម្រូវការសម្រាប់អនុវត្តសកម្មភាពប្រចាំឆ្នាំត្រូវបានបំពេញគ្រប់គ្រាន់។ ការស្នើគោលនយោបាយថ្មីរបស់ក្រសួង ស្ថាប័ន មន្ទីរជំនាញ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវមានការពន្យល់ ច្បាស់លាស់ តាមរយៈការបង្ហាញឯកសារគាំទ្រ និងផលប្រយោជន៍វិធីវិធានដែលចូលរួមចំណែកដល់ការសម្រេច បាននូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

សកម្មភាពថ្មី ត្រូវពិនិត្យដោយអគ្គនាយកដ្ឋានថវិកានៃ ក.ស.ហ.វ. តាមរយៈការប្រជុំចរចាថវិកាជាមួយ ក្រសួង ស្ថាប័ន មន្ទីរជំនាញ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។ សកម្មភាពថ្មីដែលត្រូវបានអនុម័តនៅឆ្នាំថវិកា (ឆ្នាំ N) នឹងក្លាយជាថវិកាចំណាយប្រចាំឆ្នាំគ្រោងថវិកា (ឆ្នាំ N+1)។ ដូចគ្នាដែរ, សកម្មភាពថ្មីដែលបានអនុម័តក្នុងឆ្នាំ អនុវត្តថវិកា ១ ឆ្នាំមុន (ឆ្នាំ N-1) ដែលមិនបានអនុវត្ត នឹងត្រូវកាត់ចេញនៅពេលគិតគូរកំណត់ពិភាក្សាចំណាយ គោលនៃថវិកាឆ្នាំ N+1។

៣- ចំណាយសម្រាប់សកម្មភាពមិនប្រចាំ

ការស្នើគម្រោងថវិកានៃសកម្មភាពមិនប្រចាំ ត្រូវសម្រេចដោយ ក.ស.ហ.វ. នៅក្នុងកិច្ចប្រជុំចរចាថវិកា ដោយផ្អែកលើការរួមចំណែកដល់ការសម្រេចបាននូវអាទិភាពគោលនយោបាយ។ ឥណទានចំណាយសម្រាប់អនុវត្ត សកម្មភាពមិនប្រចាំ មិនត្រូវបានរក្សាទុកសម្រាប់ការគ្រោងថវិកានៅឆ្នាំបន្តបន្ទាប់នោះទេ។ ការបន្តអនុវត្តសកម្មភាព នេះ ត្រូវផ្អែកជាសំខាន់ទៅលើភាពចាំបាច់ និងសារៈប្រយោជន៍នៃសកម្មភាពនោះ នៅក្នុងការសម្រេចឱ្យបាននូវ អាទិភាពគោលនយោបាយដែលមានស្រាប់។

ខ. សមាសធាតុនៃលក្ខណៈវិនិច្ឆ័យពិភាក្សាថវិកាសម្រាប់ចំណាយមូលធន

ចំណាយមូលធនត្រូវបែងចែកទៅតាមប្រភេទនៃគម្រោងវិនិយោគសាធារណៈ ដូចមានចែងនៅក្នុងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវិនិយោគសាធារណៈ។ ក.ថ.ម. កំណត់ពិភាក្សាចំណាយគោលរយៈពេលមធ្យមផ្អែកចំណាយមូលធន

សម្រាប់គម្រោងវិនិយោគដែលទទួលបានហិរញ្ញប្បទានពីថវិកាជាតិ និងគម្រោងវិនិយោគដោយហិរញ្ញប្បទានក្រៅប្រទេស។

៣.៥.៣.២. រូបមន្តទូទៅនៃការកំណត់ពិធានចំណាយគោល

រូបមន្តទូទៅសម្រាប់កំណត់ពិធានចំណាយរបស់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវគោរពតាមការណែនាំដូចក្នុងប្រអប់ខាងក្រោម។ ការណែនាំលម្អិតនៃការកំណត់តម្លៃនៃអថេរនីមួយៗ នៅក្នុងរូបមន្តនេះ ត្រូវកំណត់ដោយប្រកាសរបស់ ក.ស.ហ.វ. ។

ពិធានចំណាយគោលសម្រាប់ឆ្នាំគ្រោងថវិកា (ឆ្នាំ N+1) = ចំណាយប្រចាំនៃឆ្នាំអនុវត្តថវិកា (ឆ្នាំ N) + [ចំណាយអនុវត្តគោលនយោបាយថ្មីដែលបានអនុម័តនៅឆ្នាំអនុវត្តថវិកា (ឆ្នាំ N) - ចំណាយមិនប្រចាំ (ឆ្នាំ N)] - ចំណាយអនុវត្តគោលនយោបាយថ្មី ដែលអនុម័តនៅឆ្នាំ ១ ឆ្នាំមុនឆ្នាំអនុវត្តថវិកា (ឆ្នាំ N-1) ប៉ុន្តែមិនបានអនុវត្ត + ចំណាយកើតចេញពីការប្រែប្រួលនៃអត្រាលើប្រាក់បៀវត្ស + [កត្តាតម្រូវការ + កត្តាអតិផរណា] - អត្រាផលលាភប្រសិទ្ធភាព។
--

៣.៦. ផែនការយុទ្ធសាស្ត្រថវិកា

៣.៦.១. និយមន័យ និងគោលបំណង

ផែនការយុទ្ធសាស្ត្រថវិកា (ផ.យ.ថ.) ជាផែនការថវិការយៈពេលមធ្យម (៣ ឆ្នាំ) ដែលត្រូវរៀបចំឡើងដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្ហាញអំពីគោលបំណងគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ អាទិភាព សូចនាករ និងគោលដៅសូចនាករសម្រាប់វាស់វែងការអនុវត្ត។ ផែនការនេះកំណត់នូវធនធាន ទាំងចំណាយចរន្ត និងចំណាយមូលធនដែលត្រូវការ និងប្រើប្រាស់សម្រាប់បីឆ្នាំទៅមុខ។ ផ.យ.ថ. គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ ១) ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល, ២) បង្កើនវិចារណកម្មអាទិភាពចំណាយរបស់ក្រសួង ស្ថាប័ន, ៣) ធានានិរន្តរភាពនៃការអនុវត្តកម្មវិធីរបស់ក្រសួង ស្ថាប័ន, ៤) ជាមូលដ្ឋានសម្រាប់ពន្យល់ និងបង្ហាញសេចក្តីសំអាងអំពីតម្រូវការថវិកាសម្រាប់ការងារអាទិភាព, និង ៥) ជាមូលដ្ឋានសម្រាប់ការរៀបចំ និងវិភាគថវិកាប្រចាំឆ្នាំឱ្យចំគោលដៅអាទិភាព។

ក្រសួង ស្ថាប័ននីមួយៗ ត្រូវផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ជាពិសេស ពិធានចំណាយគោលសម្រាប់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីរៀបចំ ផ.យ.ថ. របស់ខ្លួនឱ្យល្អត្រឹមត្រូវតាមទិសដៅនេះ។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃផែនការយុទ្ធសាស្ត្រថវិកា តាមរយៈការធ្វើសមាហរណកម្មថវិកាចរន្ត និងថវិកាវិនិយោគ ព្រមទាំងរវាងថវិកាជាតិ និងថវិកាហិរញ្ញប្បទានសហប្រតិបត្តិការ។

ផ្អែកលើកញ្ចប់ថវិកាក្នុងកម្រិតពិធានចំណាយគោល ដែលត្រូវបានផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកានេះ, ក្រសួង ស្ថាប័ន ត្រូវធ្វើផែនការថវិការយៈពេលមធ្យម (៣ឆ្នាំ) ដោយត្រូវគោរពតាមពិធានចំណាយគោល ដែលបានផ្តល់ជូនសម្រាប់សកម្មភាពការងារ ឬ គម្រោង ដែលត្រូវបន្តអនុវត្តក្នុង

ក្របខ័ណ្ឌដែលមិនមានការផ្លាស់ប្តូរខាងអាទិភាពគោលនយោបាយ។ ជាមួយគ្នានេះ, ក្រសួង ស្ថាប័ន ត្រូវបានអនុញ្ញាតឱ្យគ្រោងនូវតម្រូវការធនធានថវិកា សម្រាប់អនុវត្តគោលនយោបាយថ្មីៗ ដែលទើបមានការសម្រេចពីរាជរដ្ឋាភិបាលនៅក្នុងឆ្នាំអនុវត្តថវិកា។

សេចក្តីលម្អិតនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សូមយោងទៅជំពូកទី១២ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

៣.៦.២. ដំណើរការ និងតួអង្គពាក់ព័ន្ធសំខាន់ៗ

ក្រសួង ស្ថាប័ន ត្រូវប្រើប្រាស់ក្រុមការងារថវិកាផ្ទៃក្នុងរបស់ខ្លួន ដើម្បីដឹកនាំសម្របសម្រួលរៀបចំ ផ.យ.ថ. បន្ទាប់ពីទទួលបានសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ដែលចេញដោយរាជរដ្ឋាភិបាលនៅដើមខែឧសភា។ ក្រុមការងារថវិកា ត្រូវមានសមាសភាពមកពីអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន/នាយកដ្ឋានផែនការ អង្គភាពថវិកា/អង្គភាពជំនាញ និងអង្គភាពគ្រប់គ្រងគម្រោង និងត្រូវទទួលខុសត្រូវគ្រប់សកម្មភាពនៅក្នុងការរៀបចំ ផ.យ.ថ. របស់ក្រសួង ស្ថាប័ននីមួយៗ។ ក្រុមការងារនេះត្រូវដឹកនាំ និងសម្របសម្រួលដោយមន្ត្រីជាន់ខ្ពស់មួយរូប ដែលទទួលបន្ទុកការងារផែនការ និងហិរញ្ញវត្ថុ។

រដ្ឋមន្ត្រីក្រសួង ឬ ប្រធានស្ថាប័ន ត្រូវផ្តល់សិទ្ធិអំណាចឱ្យក្រុមការងារថវិកាក្នុងដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា។ ក្រុមការងារនេះត្រូវធានាឱ្យប្រាកដថា ទាំងធនធាន និងទាំងសកម្មភាពការងារទាំងអស់របស់ក្រសួង ស្ថាប័ន ត្រូវបានដាក់បញ្ចូល និងឆ្លុះបញ្ចាំងក្នុងផែនការយុទ្ធសាស្ត្រថវិកា ដើម្បីធានាថា ថវិកាត្រូវបានវិភាគចំណុចសកម្មភាព និងសេចក្តីត្រូវការពិតប្រាកដរបស់អង្គភាពដែលអនុវត្តសកម្មភាពរៀងៗខ្លួន ព្រមទាំងធានាបាននូវតុល្យភាពនៃការវិភាគថវិកា ហើយឆ្លើយតបជាអតិបរមាទៅនឹងគោលបំណងគោលនយោបាយ និងរវាងកម្មវិធីដែលបានរៀបចំដាក់ក្នុងផែនការយុទ្ធសាស្ត្រថវិកា។

រចនាសម្ព័ន្ធកម្មវិធីរបស់ក្រសួង ស្ថាប័ន គឺជាក្របខ័ណ្ឌដ៏សំខាន់នៃការរៀបចំ ផ.យ.ថ.។ ដូច្នេះ, ក្រសួង ស្ថាប័ន ត្រូវរៀបចំឱ្យមានចំនួនអង្គភាពថវិកាឱ្យបានសមស្រប សម្រាប់ជាអង្គភាពទទួលខុសត្រូវនូវកម្មវិធី និង/ឬអនុកម្មវិធី។ ក.ស.ហ.វ. ត្រូវផ្តល់កិច្ចសហការផ្នែកបច្ចេកទេសនានា លើការពិនិត្យ និងវាយតម្លៃអំពីលក្ខណៈវិនិច្ឆ័យរបស់អង្គភាពដែលអាចនឹងបង្កើតជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ឬ អង្គភាពថវិកាដែលអាចនឹងប្រែក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពផ្នែកថវិកា និងនីតិវិធីហិរញ្ញវត្ថុ ដល់អង្គភាពថវិកា តាមការស្នើសុំពីក្រសួង ស្ថាប័នសាមីនីមួយៗ។

មន្ទីរជំនាញរាជធានី ខេត្ត គឺជាអង្គភាពថវិកាដាច់ដោយឡែកពីក្រសួង ស្ថាប័នសាមី។ ប៉ុន្តែ មន្ទីរជំនាញមានភារកិច្ចអនុវត្តនូវអនុកម្មវិធីនានា ដែលស្ថិតក្រោមកម្មវិធីរបស់ក្រសួង ស្ថាប័ន។ ដូច្នេះ, ការគ្រោងកម្រិតអនុកម្មវិធីរបស់មន្ទីរជំនាញរាជធានី ខេត្ត ត្រូវផ្សារភ្ជាប់ទៅនឹងគោលបំណង និងគោលដៅរបស់កម្មវិធីទាំងមូល។ ក្នុងន័យនេះ, ក្រសួង ស្ថាប័ននីមួយៗ ត្រូវណែនាំមន្ទីរជំនាញនៅរាជធានី ខេត្ត អំពីការរៀបចំអនុកម្មវិធី និងចង្កោមសកម្មភាពរបស់ខ្លួន ឱ្យសមស្របតាមកម្មវិធីដែលពាក់ព័ន្ធរបស់ក្រសួង ស្ថាប័នសាមី។ ក្នុងពេលជាមួយគ្នា, ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំឱ្យមានការរៀបចំលេខកូដកម្រិតចង្កោមសកម្មភាព ដែលមានភាពប្រទាក់ក្រឡាជាមួយលេខអនុកម្មវិធី កម្មវិធី និងលេខកូដតាមរាជធានី ខេត្ត។

គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបញ្ជូន ផ.យ.ថ. ដែលមានវិសាលភាពគ្របដណ្តប់ទាំង ផ.យ.ថ. របស់មន្ទីរជំនាញរាជធានី ខេត្ត របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌ) មក ក.ស.ហ.វ. ឱ្យបាននៅអំឡុងពាក់កណ្តាលខែមិថុនា។ ក.ស.ហ.វ. ត្រូវពិនិត្យ និងបូកសរុប និងស្នើសុំការបំភ្លឺបន្ថែមតាមការចាំបាច់ពីក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ។

ដើម្បីសម្រួលដល់ដំណើរការត្រួតពិនិត្យ និងបូកសរុប ផ.យ.ថ. របស់ក្រសួង ស្ថាប័ននីមួយៗ, មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលពាក់ព័ន្ធ ត្រូវបញ្ជូន ផ.យ.ថ. របស់ខ្លួនមួយច្បាប់ទៅក្រសួង ស្ថាប័នសាមី ឱ្យបានមុនពាក់កណ្តាលខែមិថុនា ឬ ទៅតាមពេលកំណត់ដោយក្រសួង ស្ថាប័នសាមី។

ប្រសិនបើក្រសួង ស្ថាប័ន មន្ទីរជំនាញ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល មិនបានផ្តល់ ផ.យ.ថ. តាមពេលវេលាកំណត់ខាងលើ ក.ស.ហ.វ. ត្រូវបានអនុញ្ញាតឱ្យស្នើការវិភាជកញ្ចប់ថវិកាប្រចាំឆ្នាំ ដោយផ្អែកតាមមូលដ្ឋាននៃ ផ.យ.ថ. ឆ្នាំចាស់ និងការអនុវត្តថវិកានៃឆ្នាំកន្លងទៅ។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងគុណភាពសូចនាករដែលនឹងត្រូវកំណត់ក្នុងផែនការយុទ្ធសាស្ត្រថវិកា ឱ្យឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយរបស់ខ្លួន។

៣.៦.៣. វិធីសាស្ត្រនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា

ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំ ផ.យ.ថ. របស់ខ្លួនដោយផ្អែកតាមពិធានចំណាយគោល ដែលរួមមាន ចំណាយចរន្ត (បែងចែកជាបន្ទុកបុគ្គលិក និងបន្ទុកក្រៅបុគ្គលិក) និងចំណាយមូលធន (បែងចែកជាហិរញ្ញប្បទានក្នុងប្រទេស និងហិរញ្ញប្បទានក្រៅប្រទេស)។

ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ដែលមាននៅក្នុងសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ដែលចេញដោយរាជរដ្ឋាភិបាល និងត្រូវយកចិត្តទុកដាក់ក្នុងការក្តាប់ឱ្យបាននូវគោលការណ៍ថ្មីៗដែលមានក្នុងសារាចរណែនាំ ដែលឆ្លុះបញ្ចាំងពីធិបាទនានាឆ្ពោះទៅរកការអនុវត្តថវិកាផ្នែកលើព័ត៌មានសមិទ្ធកម្ម។

វិធីសាស្ត្រ និងទម្រង់ក្នុងការរៀបចំក្របខ័ណ្ឌសមិទ្ធកម្មនៅក្នុង ផ.យ.ថ. ត្រូវបន្តកែសម្រួល និងដាក់ឱ្យអនុវត្តដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

៣.៦.៣.១. រចនាសម្ព័ន្ធនៃផែនការយុទ្ធសាស្ត្រថវិកា

ផែនការយុទ្ធសាស្ត្រថវិការួមមាន ៦ ផ្នែក ដូចខាងក្រោម៖


- ផ្នែកទី១៖ សេចក្តីផ្តើម
- ផ្នែកទី២៖ គោលបំណងគោលនយោបាយ
- ផ្នែកទី៣៖ កម្មវិធី
- ផ្នែកទី៤៖ សូចនាករ និងគោលដៅសូចនាករនៃសមិទ្ធកម្ម ឬ លទ្ធផល

- ផ្នែកទី៥៖ ធនធានថវិកា (ចំណូល ចំណាយ ទាំងចរន្ត និងមូលធន សម្រាប់ ៣ ឆ្នាំ)
- ផ្នែកទី៦៖ សេចក្តីសន្និដ្ឋាន។

៣.៦.៣.២. ផ្នែកសំខាន់ៗនៃផែនការយុទ្ធសាស្ត្រថវិកា

ក្នុងការរៀបចំខ្លឹមសារនៃផ្នែកនីមួយៗនៃឯកសារផែនការយុទ្ធសាស្ត្រថវិកា ត្រូវប្រើទម្រង់គំរូដែលមានភ្ជាប់ក្នុងសារាចរណែនាំដែលចេញដោយរាជរដ្ឋាភិបាល។ ជាមួយ, ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ត្រូវផ្តោតលើការងារចំនួន ៤ ដូចមានបង្ហាញក្នុងដ្យាក្រាម ខាងក្រោម៖

ដ្យាក្រាម ៣.២. ចំណុចសំខាន់ៗនៅក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា



ក. ការកំណត់គោលបំណងគោលនយោបាយ

ក្រសួង ស្ថាប័ន ត្រូវកំណត់គោលបំណងគោលនយោបាយរបស់ខ្លួន ដែលត្រូវសម្រេចឱ្យបាននៅក្នុងរយៈពេលវែង ដោយផ្អែកលើគោលនយោបាយតាមវិស័យ ដែលមាននៅក្នុងយុទ្ធសាស្ត្របញ្ជាកោណ ហើយដែលត្រូវបានរៀបចំនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ មន្ទីរជំនាញរាជធានី ខេត្តក្រោមឱវាទ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវផ្អែកលើគោលបំណងនយោបាយរបស់ក្រសួង ស្ថាប័នដែលជាអាណាព្យាបាល និងធ្វើការជ្រើសរើសគោលបំណងគោលនយោបាយ ឱ្យមានសង្គតិភាពជាមួយតម្រូវការតាមភូមិសាស្ត្រ ឬ បេសកកម្មរបស់ខ្លួន។

ខ. ការរៀបចំកម្មវិធី

កម្មវិធី ឬ យុទ្ធសាស្ត្រអាទិភាព ត្រូវបានរៀបចំឡើងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលជាយុទ្ធសាស្ត្រ ដើម្បីអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ហើយការរៀបចំកម្មវិធី ត្រូវឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយដែលបានកំណត់របស់ក្រសួង ស្ថាប័ន។ ការរៀបចំកម្មវិធី ក៏ត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយរួមមានទាំងថវិកាជាតិ និងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍។ មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវយកកម្មវិធី ដែលរៀបចំឡើងដោយក្រសួង ស្ថាប័ន ដែលជាអាណាព្យាបាលធ្វើជាមូលដ្ឋានក្នុងការរៀបចំអនុកម្មវិធីឱ្យមានសង្គតិភាពជាមួយតម្រូវការតាមភូមិសាស្ត្រ ឬ បេសកកម្មរបស់ខ្លួន។

គ. ការកំណត់សូចនាករ និងគោលដៅសូចនាករ

សូចនាករ និងគោលដៅសូចនាករ ត្រូវកំណត់ ដើម្បីតាមដានវឌ្ឍនភាព និងវាយតម្លៃការអនុវត្តកម្មវិធីនីមួយៗ។ ក្នុងកិច្ចការនេះ, ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់លើការងារ ២ ជំហាន គឺការកំណត់សូចនាករ និងការកំណត់គោលដៅនៃសូចនាករដែលបានជ្រើសរើស។ និយមន័យ និងវិធានលម្អិតនៃការកំណត់សូចនាករ និងគោលដៅនៃសូចនាករ មានចែងក្នុងគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា។

ឃ. ការកំណត់ធនធាន

ការកំណត់ធនធានរួមមានពីរចំណុចគឺ ការកំណត់តម្រូវការចំណាយ និងការគ្រោងចំណូល។ ការកំណត់តម្រូវការចំណាយ ដើម្បីអនុវត្តកម្មវិធី ត្រូវផ្ដោតលើកត្តាមួយចំនួន ដូចខាងក្រោម៖

- ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងក្របខ័ណ្ឌថវិការយៈពេលមធ្យម
- ការវាយតម្លៃការអនុវត្តចំណាយក្នុងរយៈពេលកន្លងមក
- ការប៉ាន់ស្មានការអនុវត្តចំណាយក្នុងឆ្នាំកំពុងអនុវត្តរបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញ។

ការកំណត់តម្រូវការធនធានទៅតាមឆ្នាំនីមួយៗ ត្រូវមានភាពជាក់ស្តែង និងសុក្រឹតភាព ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់កម្មវិធីនីមួយៗ។

សម្រាប់ការគ្រោងចំណូល ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ដែលមិនមានប្រភពចំណូល គឺពុំតម្រូវឱ្យរៀបចំឡើយ។ ដោយឡែកចំពោះក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ដែលមានប្រភពចំណូល ត្រូវផ្អែកជាសំខាន់លើ៖

- គោលនយោបាយចំណូលរយៈពេលមធ្យម
- ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ព្រមទាំងយុទ្ធសាស្ត្រដែលបានរៀបចំ
- ការវាយតម្លៃការអនុវត្តប្រមូលចំណូលក្នុងឆ្នាំកន្លងទៅ និងការប៉ាន់ស្មានទៅលើការប្រមូលចំណូលក្នុងឆ្នាំកំពុងអនុវត្ត។

ង. ការបន្ស៊ី និងតម្រឹមផែនការវិនិយោគសាធារណៈនៅក្នុងផែនការយុទ្ធសាស្ត្រថវិកា

នៅក្នុងការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ (គម្រោងវិនិយោគផ្ទាល់) ដែលជាប្រភេទមួយនៃគម្រោងវិនិយោគសាធារណៈ មានបង្ហាញនៅក្នុងជំពូកទី១០ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ។ ក្រសួង ស្ថាប័ន ត្រូវអនុវត្តតាមជំហានជាក់លាក់ដូចមានចែងនៅក្នុងនីតិវិធីប្រតិបត្តិការនៃការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ (គម្រោងវិនិយោគផ្ទាល់)។

បន្ទាប់ពីការធ្វើអត្តសញ្ញាណគម្រោង ដើម្បីមានមូលដ្ឋានក្នុងការរៀបចំការស្នើគម្រោងបញ្ជូនមក ក.ស.ហ.វ., ក្រសួង ស្ថាប័នម្ចាស់គម្រោង ត្រូវបន្ស៊ី និងតម្រឹមផែនការវិនិយោគសាធារណៈរយៈពេលមធ្យមទៅនឹងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម។

ក្រសួង ស្ថាប័នម្ចាស់គម្រោងត្រូវបញ្ចូលការស្នើគម្រោងទៅក្នុង ផ.យ.ថ. ដែលជាផែនការ ៣ ឆ្នាំរំកិល និង បញ្ជូនមក ក.ស.ហ.វ. ដើម្បីធ្វើការពិនិត្យជ្រើសរើស និងថវិកានីយកម្ម។ ជាមួយគ្នានេះ, កញ្ចប់ឥណទានថវិកា ហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ (គម្រោងវិនិយោគផ្ទាល់) ប្រចាំឆ្នាំ និងសម្រាប់រយៈពេល ៣ ឆ្នាំ ត្រូវឆ្លើយតបទៅ នឹងពិធានថវិការបស់ក្រសួង ស្ថាប័ន ដែលបានកំណត់នៅក្នុងក្របខ័ណ្ឌថវិការយៈពេលមធ្យម។

៣.៦.៣. ការត្រួតពិនិត្យ និងវាយតម្លៃផែនការយុទ្ធសាស្ត្រថវិកា

នៅអំឡុងខែមករា ដល់ខែមីនា នៃឆ្នាំនីមួយៗ ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថាន សាធារណៈរដ្ឋបាល ត្រូវរៀបចំត្រួតពិនិត្យ និងវាយតម្លៃផែនការយុទ្ធសាស្ត្រថវិកា ដែលបានរៀបចំនៅក្នុងឆ្នាំមុន ទៅតាមទម្រង់ ដែលមាននៅក្នុងឧបសម្ព័ន្ធនៃគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា។ ផ្នែក ដែលត្រូវត្រួតពិនិត្យ និងវាយតម្លៃ រួមមាន៖

- ការត្រួតពិនិត្យ និងវាយតម្លៃគោលបំណងគោលនយោបាយ
- ការត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី
- ការត្រួតពិនិត្យ និងវាយតម្លៃសូចនាករ និងគោលដៅសូចនាករ
- ការត្រួតពិនិត្យ និងវាយតម្លៃការកំណត់ធនធានថវិកា។

លទ្ធផលនៃការត្រួតពិនិត្យត្រូវចាត់ទុកជាមេរៀនដកពិសោធន៍ និងត្រូវផ្សារភ្ជាប់ជាមួយផែនការសកម្មភាព ក្នុងការកែតម្រូវជាប្រចាំនូវរចនាសម្ព័ន្ធ និងខ្លឹមសារនៃកម្មវិធី ដើម្បីពង្រឹងវិសាលភាព និងគុណភាពលទ្ធផល និង បម្រើឱ្យការកែសម្រួល ឬ ផ្លាស់ប្តូរនានាដូចក្នុងចំណុច ៣.៦.៤ ខាងក្រោម ដោយមានការផ្ទៀងផ្ទាត់ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ, របាយការណ៍សមិទ្ធកម្ម, របាយការណ៍នៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំឆ្នាំ, និង របាយការណ៍នៃការអនុវត្តគម្រោងនានា ក្នុងគ្រាផងដែរ។

៣.៦.៤. ការកែសម្រួល និងផ្លាស់ប្តូររចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម

ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបន្តកែលម្អរចនាសម្ព័ន្ធ កម្មវិធីនៃថវិកាសមិទ្ធកម្មជាប្រចាំ ដើម្បីឱ្យកម្មវិធីទាំងនោះមានគុណភាពកាន់តែប្រសើរ ស៊ីសង្វាក់គ្នា និងមាន លក្ខណៈសមាហរណកម្មក្នុងកម្រិតវិស័យ ដើម្បីសម្រួលដល់ការអនុវត្តកម្មវិធីឱ្យកាន់តែរលូន, ឈានទៅសម្រេច បានលទ្ធផលល្អនៃប្រសិទ្ធភាពថវិកា, និងមានការទទួលខុសត្រូវច្បាស់លាស់។ សម្រាប់មន្ទីរជំនាញរាជធានី ខេត្ត ក្រសួង ស្ថាប័ន ត្រូវណែនាំបន្តលើការកែលម្អ និងរៀបចំឱ្យមានភាពប្រទាក់ក្រឡាគ្នារវាងកម្មវិធីរបស់ក្រសួង ស្ថាប័ន ជាមួយនឹងអនុកម្មវិធី និងចង្កោមសកម្មភាពដែលគ្រោងដោយមន្ទីរជំនាញរាជធានី ខេត្ត ទៅតាមគោលការណ៍ជា ធរមានស្តីពីថវិកាសមិទ្ធកម្មរបស់ ក.ស.ហ.វ.។ ក្នុងករណីខ្លះ, ក្រសួង ស្ថាប័នអាចស្នើសុំផ្លាស់ប្តូរ ឬ ធ្វើបច្ចុប្បន្នភាព លើរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម (រចនាសម្ព័ន្ធកម្មវិធី និងសូចនាករសមិទ្ធកម្ម) របស់ខ្លួន ដូចជាការបន្ថែម ការកែ- សម្រួល ឬ ការដកចេញនូវកម្មវិធី អនុកម្មវិធី ឬ ចង្កោមសកម្មភាពដែលបានបំពេញរួច។

ក្នុងករណីមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធកម្មវិធីដែលកើតឡើងដោយសារការផ្ទេរមុខងារពីក្រសួង ស្ថាប័ន មួយទៅក្រសួង ស្ថាប័នមួយទៀត ត្រូវមានការឯកភាពពី ក.ស.ហ.វ. ជាចាំបាច់។

រាល់ការកែសម្រួលខាងលើ ក្រសួង ស្ថាប័នត្រូវធ្វើការស្នើសុំ និងតម្រូវឱ្យមានការឯកភាពពី ក.ស.ហ.វ. ជាចាំបាច់។ រយៈពេលសម្រាប់ការស្នើសុំកែសម្រួលនេះ ត្រូវកំណត់ដោយ ក.ស.ហ.វ. ប៉ុន្តែការស្នើនេះគួរធ្វើឡើង

នៅមុនពេលចាប់ផ្តើមនៃដំណើរការរៀបចំថវិកាប្រចាំឆ្នាំ។ បែបបទលម្អិតនៃការស្នើសុំផ្លាស់ប្តូររចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម ត្រូវអនុវត្តតាមការណែនាំរបស់ ក.ស.ហ.វ.។ រាល់ការស្នើរបស់ក្រសួង ស្ថាប័ន ត្រូវធ្វើការបញ្ជាក់ ឬពន្យល់អំពីមូលហេតុនៃការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធកម្មវិធីនៃថវិកាសមិទ្ធកម្ម។ ក្រោយទទួលបានការយល់ព្រមពី ក.ស.ហ.វ., ក្រសួង ស្ថាប័ន ត្រូវបំពេញតារាងរចនាសម្ព័ន្ធថវិកាសមិទ្ធកម្មឡើងវិញ ដោយប្រើទម្រង់ដែលផ្តល់ជូនដោយ ក.ស.ហ.វ. ។



ជំពូកទី៤

ការរៀបចំ និងការអនុម័តថវិកាប្រចាំឆ្នាំ

ផ្អែកតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវចេញសាវ័ណ្ឌស្តីពីប្រតិទិនលម្អិតនៃការរៀបចំថវិកាប្រចាំឆ្នាំនៅអំឡុងពេលកំណត់កំណត់ជាដាច់ខាត ជាដាច់ខាត។ រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវរៀបចំសេចក្តីព្រាងសាវ័ណ្ឌនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ដែលបានកំណត់ដោយរាជរដ្ឋាភិបាលដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច នៅដើមខែឧសភា ដោយមានបញ្ជាក់នូវទម្រង់ បែបបទ និងនីតិវិធីនៃការរៀបចំគម្រោងថវិកា ព្រមទាំងឯកសារពាក់ព័ន្ធដែលត្រូវភ្ជាប់ជាមួយ។ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នប្រធានគ្រប់អង្គភាពសាធារណៈប្រហាក់ប្រហែល និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ដោយអនុលោមតាមសាវ័ណ្ឌនាំរបស់រាជរដ្ឋាភិបាលដូចមានចែងខាងលើ និងត្រូវផ្ញើជូនរដ្ឋមន្ត្រី ក.ស.ហ.វ. នៅអំឡុងពេលកំណត់កំណត់ថវិកា។ ដំណើរការនៃការរៀបចំថវិកាប្រចាំឆ្នាំបែកចែកជា ២ ដំណាក់កាលរួមមាន ដំណាក់កាលរៀបចំគម្រោងថវិកា និងដំណាក់កាលអនុម័តថវិកា។

ការរៀបចំគម្រោងថវិការួមមានការងារដូចជា ១) ការណែនាំអំពីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រាជរដ្ឋាភិបាល, ២) ការរៀបចំគម្រោងថវិការបស់ស្ថាប័នអនុវត្តថវិកា រួមមាន ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល, និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបញ្ជូនគម្រោងថវិកាមកកាន់ ក.ស.ហ.វ., ៣) ការប្រមូលផ្តុំ និងបូកសរុបនូវគម្រោងចំណូល ចំណាយថវិការបស់ស្ថាប័នអនុវត្តថវិកាទាំងអស់, ៤) ការពិភាក្សាចរចាគម្រោងថវិការបស់ស្ថាប័នអនុវត្តថវិកានីមួយៗ, និង ៥) ការបូកសរុបចំណូល ចំណាយរដ្ឋទាំងមូលដើម្បីតុល្យភាពថវិកាឡើងវិញ និងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ព្រមទាំងការធ្វើកំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់នេះ។

ចំណែកនៃការអនុម័តថវិការួមមានការងារដូចជា ១) ការបញ្ជូនសេចក្តីព្រាងច្បាប់សម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេច, ២) ការពិនិត្យអនុម័តសេចក្តីព្រាងច្បាប់ ដែលអនុម័តដោយកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីដោយរដ្ឋសភា និងព្រឹទ្ធសភា, និង ៣) ការអនុម័ត និងប្រកាសឱ្យប្រើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំដោយព្រះរាជក្រម។

នៅក្នុងដំណើរការនៃការរៀបចំគម្រោងថវិកា រាជរដ្ឋាភិបាលត្រូវចេញនូវសាវ័ណ្ឌនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ដើម្បីកំណត់គោលការណ៍ពាក់ព័ន្ធនានាសម្រាប់ការរៀបចំគម្រោងថវិកាលម្អិតរបស់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីធានាប្រសិទ្ធភាពនៃការងាររៀបចំកញ្ចប់ថវិកាលម្អិតរបស់ខ្លួន, ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្ម ដែលចេញដោយ ក.ស.ហ.វ. និងត្រូវប្រើប្រាស់ FMIS ក្រោយពីមុខងាររៀបចំផែនការថវិកាត្រូវរៀបចំ និងដាក់ឱ្យអនុវត្តជាផ្លូវការ។

ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការចរចាគម្រោងថវិកា, ស្ថាប័នអនុវត្តថវិកា និង ក.ស.ហ.វ. ត្រូវ គោរពតាមគោលការណ៍ស្តីពីការចរចាថវិកា ដែលត្រូវដាក់ឱ្យអនុវត្តដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

ចំពោះការរៀបចំគម្រោងថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ, ក.ស.ហ.វ. ត្រូវចេញសារាចរណែនាំមួយ ផ្សេងទៀត ដោយផ្ដោតជាពិសេសលើគោលការណ៍នៃការកំណត់កញ្ចប់ និងគោលការណ៍វិភាជថវិកា ស្របតាម ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបន្ថែមលើមូលដ្ឋាន និង គោលការណ៍ ដែលមានចែងក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និង គម្រោងថវិកាប្រចាំឆ្នាំ។ ស្ថាប័នអនុវត្តថវិកាដែលជារដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធានាការគោរពដល់គោលការណ៍ ទាំងនោះ ដើម្បីចូលរួមបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការប្រមូលចំណូល, ប្រសិទ្ធភាពនៃការវិភាជថវិកា និងស័ក្តិសិទ្ធភាពនៃការអនុវត្តចំណាយ ទាំងកម្រិតបច្ចេកទេស និងកម្រិតប្រតិបត្តិការ ក្នុងគោលដៅរួមចំណែក កាត់បន្ថយឱនភាពថវិកា និងរក្សាអតិរេកសាច់ប្រាក់។

ជំពូកនេះផ្ដោតលើ៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- គម្រោងថវិកាប្រចាំឆ្នាំ
- ការចរចាថវិកា
- ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានបរិយាយនៅក្នុងជំពូកទី១២ ស្តីពីការ គ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រតិទិនរួមក្នុងការរៀបចំ និងអនុម័តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ មានសង្ខេបក្នុងតារាង ៤.១. ខាងក្រោម។

តារាង ៤.១. ប្រតិទិនការងារនៃការរៀបចំ និងអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ

ជំហាន	កាលបរិច្ឆេទ
សារាចរស្តីពីប្រតិទិនលម្អិតនៃការរៀបចំថវិកាប្រចាំឆ្នាំ ដោយ ក.ស.ហ.វ.	អំឡុងពាក់កណ្តាលខែមករា
សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុប្រចាំឆ្នាំ	ដើមខែឧសភា
គម្រោងថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល បញ្ជូន ដល់ ក.ស.ហ.វ.	អំឡុងពាក់កណ្តាលខែមិថុនា
ការចរចាគម្រោងថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល	ខែកក្កដា និងសីហា
ការបូកសរុបចំណូលចំណាយ, តុល្យភាពថវិកាឡើងវិញ, និងរៀបចំសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុប្រចាំឆ្នាំ និងកំណត់បង្ហាញ	ខែកញ្ញា
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដាក់ជូនគណៈរដ្ឋមន្ត្រី	អំឡុងពាក់កណ្តាលខែតុលា

ជំហាន	កាលបរិច្ឆេទ
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដាក់ជូនរដ្ឋសភា	យ៉ាងយូរនៅសប្តាហ៍ទី៤ ខែតុលា
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដាក់ជូនព្រឹទ្ធសភា	យ៉ាងយូរនៅសប្តាហ៍ទី១ ខែធ្នូ
ការអនុម័ត និងប្រកាសឱ្យប្រើច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដោយព្រះរាជក្រម	យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ

៤.១. ក្របខ័ណ្ឌគតិយុត្ត

ជាគោលការណ៍, ការរៀបចំ និងការអនុម័តថវិកា ត្រូវអនុលោមតាមបទប្បញ្ញត្តិដែលមានចែងនៅក្នុងមាត្រា៤ មាត្រា៦ និងមាត្រា១៥ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ក្របខ័ណ្ឌគតិយុត្ត ដែលត្រូវប្រើប្រាស់ក្នុងការរៀបចំ និងការអនុម័តថវិកាប្រចាំឆ្នាំ រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម
- ក្របខ័ណ្ឌថវិការយៈពេលមធ្យម
- សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

៤.២. ក្របខ័ណ្ឌស្ថាប័ន

ដើម្បីធានាបាននូវភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ, នៅក្នុងដំណើរការនៃការរៀបចំថវិកា តម្រូវឱ្យមានការចូលរួមពីអង្គពាក់ព័ន្ធសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងនៅក្នុងក្របខ័ណ្ឌ នៃក្រសួង ស្ថាប័ននីមួយៗ។

នៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល អង្គពាក់ព័ន្ធសំខាន់ៗ រួមមាន៖

- គណៈរដ្ឋមន្ត្រី
- អាណាប័កតាមក្រសួង ស្ថាប័ន (រួមទាំងមន្ទីរជំនាញរាជធានី ខេត្ត)
- ក.ស.ហ.វ. (ដោយរួមទាំងអង្គភាពដែលនៅក្រោមឱវាទ ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន)។

នៅក្នុងក្របខ័ណ្ឌនៃក្រសួង ស្ថាប័ននីមួយៗ អង្គពាក់ព័ន្ធសំខាន់ៗ រួមមាន៖

- អាណាប័កមាន អាណាប័កដើមខ្សែ, អាណាប័កផ្ទេរសិទ្ធិ, និងអាណាប័កជំនួស
- អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ
- អង្គភាពថវិកា
- អង្គភាពលទ្ធកម្ម
- អង្គភាពគ្រប់គ្រងគម្រោង
- ក្រុមការងារថវិកា។

សិទ្ធិអំណាច និងការទទួលខុសត្រូវសំខាន់ៗរបស់ភាគីពាក់ព័ន្ធ មានចង្អុលបង្ហាញនៅក្នុងជំពូកទី២ ស្តីពី ក្របខ័ណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សិទ្ធិអំណាច និងការទទួលខុសត្រូវជាក់លាក់របស់ភាគីនីមួយៗ ក្នុងដំណើរការអនុវត្តថវិកាមានចែងនៅក្នុងចំណុចជាបន្តបន្ទាប់ ដូចខាងក្រោម។

៤.៣. គម្រោងថវិកាប្រចាំឆ្នាំ

៤.៣.១. កិច្ចដំណើរការនៃការរៀបចំគម្រោងថវិកា

នៅដើមខែឧសភា រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវរៀបចំសេចក្តីព្រាងសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដោយបញ្ជាក់ជូននូវទម្រង់បែបបទ និងនីតិវិធីនៃការរៀបចំគម្រោងថវិកា ព្រមទាំងឯកសារពាក់ព័ន្ធដែលត្រូវភ្ជាប់ជាមួយ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច រួចធ្វើជូនគ្រប់ស្ថាប័នអនុវត្តថវិកា ដើម្បីរៀបចំគម្រោងចំណូល ចំណាយថវិកាលម្អិតរបស់ខ្លួន។

បន្ទាប់ពីទទួលបានសារាចរណែនាំរបស់រាជរដ្ឋាភិបាលខាងលើ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងចំណូល ចំណាយថវិកាលម្អិតប្រចាំឆ្នាំ ទន្ទឹមគ្នាតែម្តង ដោយផ្អែកទៅតាមគោលការណ៍ និងបច្ចេកទេសនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំគម្រោងថវិកា និងអាទិភាពនៃគោលនយោបាយដែលមាននៅក្នុងផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួននីមួយៗ។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវធ្វើផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. នៅអំឡុងពាក់កណ្តាលខែមិថុនា។

ក្នុងករណីដែលក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែលមិនបានលើកគម្រោងចំណូល និងចំណាយរបស់ខ្លួនតាមកាលកំណត់, រដ្ឋមន្ត្រី ក.ស.ហ.វ. មានសិទ្ធិគ្រោងចំណូលនិងចំណាយជូន ដោយផ្អែកលើលទ្ធផលនៃឆ្នាំកំពុងអនុវត្ត ដើម្បីធានាការគោរពតាមប្រតិទិននៃការរៀបចំ និងការអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

ដើម្បីសម្រេចបាននូវគោលដៅ និងគោរពតាមប្រតិទិនខាងលើ ក្រុមការងារថវិកានៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែលនីមួយៗ ត្រូវចាប់ផ្តើមរៀបចំគម្រោងថវិការបស់ស្ថាប័ន ក្រោយទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួង ឬ ប្រធានស្ថាប័នរបស់ខ្លួន។

ក្នុងការបំពេញភារកិច្ចនេះ ក្រុមការងារថវិកានៃស្ថាប័នអនុវត្តថវិកា ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់គោលនយោបាយ, រចនាសម្ព័ន្ធកម្មវិធី, និងសូចនាករ និងគោលដៅ (ទាំងកម្រិតសមិទ្ធកម្ម, លទ្ធផលចុងក្រោយ, និងលទ្ធផលក្នុងឆ្នាំ) ដែលមានចែងនៅក្នុងឯកសារផែនការយុទ្ធសាស្ត្រថវិកាជាធរមានរបស់ខ្លួន ជាមួយនឹងការគ្រោងចំណូល ចំណាយរបស់ក្រសួង ស្ថាប័នខ្លួន ឱ្យបានសមស្របជាមួយខ្លឹមសារនៃសារាចរណែនាំ និងទៅតាមការកំណត់គោលបំណងគោលនយោបាយ និងកម្មវិធីរបស់សាមីក្រសួង ស្ថាប័ន។

ជារៀងរាល់ឆ្នាំ, ក្រសួង ស្ថាប័ននីមួយៗ ត្រូវរៀបចំកម្មវិធី និងប្រតិទិនការងារលម្អិតស្តីពីការរៀបចំថវិកាផ្ទៃក្នុងរបស់ខ្លួន ស្របតាមសារាចររបស់ ក.ស.ហ.វ. ស្តីពីប្រតិទិនលម្អិតនៃការរៀបចំថវិកាប្រចាំឆ្នាំនៅពាក់កណ្តាលខែមករា ដើម្បីផ្សព្វផ្សាយជូនគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទអនុវត្ត។

ក្រុមការងារថវិកានៃក្រសួង ស្ថាប័ន ត្រូវចែករំលែកព័ត៌មានឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាអំពីការរៀបចំ គម្រោងថវិការបស់ស្ថាប័នខ្លួន, រៀបចំ, ជំរុញ និងលើកទឹកចិត្ត ឱ្យមានការពិគ្រោះយោបល់ និងការពិភាក្សា ដោយ អនុវត្តអភិក្រមតាមបែបការចូលរួម ជាមួយគ្រប់សមាជិករបស់ខ្លួន និងជាមួយគ្រប់អង្គភាពចំណុះរបស់ស្ថាប័ន ជាពិសេស គ្រប់អង្គភាពថវិកា, មន្ទីរជំនាញរាជធានី ខេត្ត, អង្គភាពអនុវត្តគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ស្ថាប័ន អនុវត្តថវិកា សំដៅធានាសនិទានកម្ម, ភាពគ្រប់ជ្រុងជ្រោយ, តម្លាភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃថវិកា ដែលរួមមានទាំងការរួមបញ្ចូលគ្នានៃថវិកាចរន្ត និងថវិកាមូលធន នៅក្នុងគម្រោងថវិការបស់ស្ថាប័នអនុវត្តថវិកា ផងដែរ។

ក្រុមការងារថវិកានៃស្ថាប័នអនុវត្តថវិកា ត្រូវប្រមូលផ្តុំគ្រប់ការស្នើគ្រោងថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត, ការស្នើថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលពាក់ព័ន្ធ, និងផែនការវិនិយោគសាធារណៈរបស់សហគ្រាសសាធារណៈដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ហើយពិនិត្យ, ផ្ទៀងផ្ទាត់, ដាក់ បញ្ចូល និងបូកជាមួយគម្រោងថវិកាថ្នាក់កណ្តាល ដើម្បីដាក់ជាគម្រោងថវិកាសរុប សម្រាប់រដ្ឋមន្ត្រី ប្រធានស្ថាប័ន ឬ ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ពិនិត្យ, សម្រេច, និងបញ្ជូនមករដ្ឋមន្ត្រី ក.ស.ហ.វ. នៅអំឡុង ពាក់កណ្តាលខែមិថុនា។

ក្រុមការងារថវិកានៃស្ថាប័នអនុវត្តថវិកា ត្រូវរៀបចំពិនិត្យវាយតម្លៃការស្នើគម្រោងថវិកា និងការវិភាគថវិកា របស់មន្ទីរជំនាញរាជធានី ខេត្ត ដោយផ្អែកលើមូលដ្ឋាន ដូចខាងក្រោម៖

- សាងសង់ណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ
- ផែនការយុទ្ធសាស្ត្រថវិការបស់ក្រសួង ស្ថាប័ន និងផែនការយុទ្ធសាស្ត្រវិស័យរបស់មន្ទីរជំនាញរាជធានី ខេត្ត
- អនុកម្មវិធី/ចង្កោមសកម្មភាព ឬ សកម្មភាព ដែលបម្រើឱ្យកម្មវិធី/យុទ្ធសាស្ត្រអាទិភាពពាក់ព័ន្ធ
- ចំនួនប្រជាពលរដ្ឋនៃរាជធានី ខេត្ត ដែលត្រូវទទួលសេវាពីមន្ទីរជំនាញរាជធានី ខេត្ត
- ចំនួនមន្ត្រីរាជការ ដែលបម្រើសេវានៅតាមមន្ទីរជំនាញរាជធានី ខេត្ត
- ចម្ងាយផ្លូវនៃទីតាំង ដែលមន្ទីរតាំងនៅ និងផ្តល់សេវា
- ទីតាំងភូមិសាស្ត្រនៃគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល
- លទ្ធផលនៃការអនុវត្តថវិកា (ចំណូល ចំណាយ) កន្លងមក ៣ ឆ្នាំចុងក្រោយ
- មូលដ្ឋានផ្សេងទៀត តាមការចាំបាច់។

ដោយឡែក, ក្រុមការងារថវិកានៅតាមមន្ទីរជំនាញរាជធានី ខេត្ត ត្រូវប្រជុំពិភាក្សា និងរៀបចំការស្នើចំណាយ ថវិកាប្រចាំឆ្នាំទៅតាមការពាក់ព័ន្ធ និងសនិទានកម្មនៃអនុកម្មវិធី/ចង្កោមសកម្មភាព ឬ សកម្មភាពដែលមន្ទីរត្រូវ អនុវត្ត ដើម្បីបម្រើ និងជួយឱ្យសម្រេចគោលដៅរបស់កម្មវិធី និងគោលបំណងគោលនយោបាយនៃផែនការយុទ្ធសាស្ត្រថវិការបស់ក្រសួង ស្ថាប័នសាមី។

ក្រោយការពិភាក្សា និងចងក្រងការស្នើថវិកា ក្រុមការងារថវិកានៅតាមមន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំឯកសារស្នើថវិកាប្រចាំឆ្នាំចំនួន ៣ ច្បាប់ ដោយមួយច្បាប់ ត្រូវធ្វើជូនក្រសួង ស្ថាប័នសាមី (ដើម្បីបូកសរុប), មួយច្បាប់ ត្រូវធ្វើជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ជូនជ្រាបជាបាយការណ៍), និងមួយច្បាប់ជូន ក.ស.ហ.វ. (អគ្គនាយកដ្ឋានថវិកា សម្រាប់បូកសរុប និងធ្វើជាមូលដ្ឋាននៃការវិភាគថវិកាផ្អែកតាមលទ្ធភាពធនធានថវិកា)។ ការបញ្ជូនឯកសារស្នើគម្រោងថវិកា ត្រូវអនុលោមទៅតាមកាលបរិច្ឆេទនៃសាកលវិទ្យាល័យណែនាំជាធរមាន និងការជូនដំណឹងរបស់ក្រសួង ស្ថាប័ន ចំពោះមន្ទីររាជធានី ខេត្តពាក់ព័ន្ធ។

ប្រធានគ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គនាយកសហគ្រាសសាធារណៈ ត្រូវចាត់ចែង និងរៀបចំការស្នើថវិកា ឬ គម្រោងវិនិយោគសាធារណៈរបស់ខ្លួន ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្របទៅតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានបច្ចេកទេសជាធរមាន ដើម្បីផ្ញើមកឱ្យបានទាន់កាលបរិច្ឆេទ ដូចការណែនាំរបស់ក្រសួង ស្ថាប័ន ដែលជាអាណាព្យាបាលបច្ចេកទេស។

អង្គភាពអនុវត្តគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ដែលមានស្ថាប័នអនុវត្តថវិកាជាភាគីអនុវត្តគម្រោង ត្រូវចែករំលែកព័ត៌មានស្តីពីការអនុវត្តផែនការថវិកាប្រចាំឆ្នាំរបស់ខ្លួន ទៅតាមនីតិវិធី និងលិខិតបទដ្ឋានដែលមានជាធរមាន ដែលកំណត់ដោយ ក.ស.ហ.វ. ដើម្បីជួយពង្រឹង និងធានាព័ត៌មានគ្រប់ជ្រុងជ្រោយនៃគម្រោងថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល និងស្របទៅតាមរចនាសម្ព័ន្ធថវិកា ដែលមានចែងនៅក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈជាធរមាន។

នៅក្នុងការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ ប្រសិនបើមានភាពចាំបាច់ ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវចែករំលែកព័ត៌មាន និងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍, អង្គការ ឬ ស្ថាប័ន ដែលចាត់ទុកថាជាភាគីពាក់ព័ន្ធតាមយន្តការដែលមានស្រាប់ជាធរមាន ឬ កិច្ចពិគ្រោះយោបល់នានាដែលត្រូវបានព្រមព្រៀងគ្នាបង្កើតឡើងដោយក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល និងភាគីទាំងនោះ ដើម្បីលើកកម្ពស់ភាពគ្រប់ជ្រុងជ្រោយ, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាព នៃគម្រោងថវិកាប្រចាំរបស់ខ្លួន។ ភាគីពាក់ព័ន្ធ ត្រូវធានាសុចរិតភាពរបស់ខ្លួនក្នុងការទទួលបាន និងប្រើប្រាស់ព័ត៌មានស្តីពីគម្រោងថវិកាពីកិច្ចពិគ្រោះយោបល់នានា និងគោរពការសម្ងាត់វិជ្ជាជីវៈរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែលដែលជាដៃគូពិភាក្សា។ រដ្ឋមន្ត្រីក្រសួងប្រធានស្ថាប័ន ឬ ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវទទួលខុសត្រូវទាំងស្រុង ស្របទៅតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ចំពោះព័ត៌មានស្តីពីគម្រោងថវិការបស់ខ្លួនក្នុងដំណាក់កាលនេះ និងមានសិទ្ធិបដិសេធការស្នើសុំពីមជ្ឈដ្ឋានណាមួយ ដែលក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល ចាត់ទុកថាអាចបង្កហានិភ័យគ្រោះថ្នាក់ជាសារវន្តដល់ផលប្រយោជន៍, សន្តិសុខជាតិ, សណ្តាប់ធ្នាប់សង្គម និងភាពសុខដុមរមនារបស់ព្រះរាជាណាចក្រកម្ពុជា។

៤.៣.២. ការគ្រោងចំណូល

ការគ្រោងចំណូលចរន្ត ត្រូវឈរលើមូលដ្ឋាននៃប្រភពធនធានថវិការបស់រដ្ឋ ដែលបានមកពីចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗ។ ដោយឡែក, រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវគ្រោងធនធានហិរញ្ញប្បទាន ដោយឈរលើមូលដ្ឋាននៃប្រភពបានមកពី ១) ការបោះផ្សាយលក់មូលបត្ររដ្ឋ, ២) ការខ្ចីប្រាក់ពី

ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍, ៣) ប្រាក់បញ្ញើរបស់រដ្ឋាភិបាល, និង ៤) ហិរញ្ញប្បទានពីប្រភពផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន។

ចំណូលសារពើពន្ធ ត្រូវគ្រោងដោយផ្អែកតាមលទ្ធផលដែលសម្រេចបានក្នុងឆ្នាំបច្ចុប្បន្ន ចំណូលបន្ថែម ដែលរំពឹងទុក និងចំណូលដែលកើតដោយកត្តាផ្សេងទៀត។ ខ្លឹមសារលម្អិតយោងទៅជំពូកទី៦ ស្តីពីការគ្រប់គ្រង ចំណូលសារពើពន្ធ។

ចំណូលមិនមែនសារពើពន្ធ ត្រូវគិតទៅតាមប្រភេទនៃចំណូល ការព្យាករ និងវិធានការនានា។ ខ្លឹមសារ លម្អិតយោងទៅជំពូកទី៧ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

ការគ្រោងចំណូលថវិកា ត្រូវផ្អែកលើក្របខ័ណ្ឌចំណូលថវិកាប្រចាំឆ្នាំ ដែលមានចែងក្នុងសភាពរណ៍នាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំនីមួយៗ។

ក្រៅពីការគោរពតាមការណែនាំស្តីពីការគ្រោងចំណូលជាតួលេខហិរញ្ញវត្ថុ, ក.ស.ហ.វ. ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវយកចិត្តទុកដាក់ និងត្រូវអនុវត្តឱ្យបានសម្រេចនូវវិធានការចំណូល ពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ដែលមានក្នុងសភាពរណ៍នាំប្រចាំឆ្នាំ ក៏ដូចជាវិធានការផ្សេងទៀតដែលបាន ដាក់ចេញនៅក្នុងឯកសារជាធរមានដូចជាយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ជាដើម។

រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវគ្រោងដោយផ្ទាល់នូវចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូល ផ្សេងៗ ដែលជាកម្មវត្ថុនៃការប្រមូលនៅក្រោមសមត្ថកិច្ចរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ឬ ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលមានចំណែកក្នុងការ គ្រប់គ្រងចំណូលក្រោមសមត្ថកិច្ចរបស់ខ្លួន ត្រូវផ្ញើមករដ្ឋមន្ត្រី ក.ស.ហ.វ. នូវបញ្ជីរាយគ្រប់មុខចំណូល និងបញ្ជី ប៉ាន់ស្មានចំណូលទាំងអស់ ដើម្បីកត់ត្រាក្នុងគម្រោងចំណូលនៃថវិកាឱ្យបានពេញលេញ និងត្រឹមត្រូវ។ ចំណូល ទាំងនេះជាចំណែកមិនអាចបំបែកបាននៃចំណូលសរុបនៃថវិការដ្ឋ។

រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ឬ ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវគោរពទៅតាមគោល- ការណ៍សម្រាប់ការគ្រោងចំណូលថវិកាប្រចាំឆ្នាំ ដូចមានចែងនៅក្នុងគោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ថវិកាប្រចាំឆ្នាំនៅក្នុងសភាពរណ៍នាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

៤.៣.៣. ការគ្រោងចំណាយ

គម្រោងចំណាយចរន្ត និងចំណាយវិនិយោគ សម្រាប់រដ្ឋបាលថ្នាក់ជាតិ ត្រូវរៀបចំដោយក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល សម្រាប់ការអនុវត្តកម្មវិធី និងសកម្មភាពការងារទាំងមូល។ ការគ្រោង តម្រូវការថវិកា ត្រូវរៀបចំឡើងដោយហ្មត់ចត់ និងច្បាស់លាស់ដោយផ្អែកលើគោលការណ៍ច្បាប់, គោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យ, ព្រមទាំងគោលបំណងគោលនយោបាយ កម្មវិធី និងលទ្ធផលរំពឹងទុករបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ប្រហាក់ប្រហែល។ ជាមួយគ្នានេះ, ការគ្រោងតម្រូវការថវិកា ក៏ត្រូវគោរពទៅតាមលិខិតបទដ្ឋានគតិយុត្តនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និង ក.ស.ហ.វ. ផងដែរ។

ការគ្រោងចំណាយវិនិយោគ ត្រូវរៀបចំផ្អែកលើគម្រោង ឬ កម្មវិធីវិនិយោគដោយឡែកៗ ដែលមានការយល់ព្រមជាមុន ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងការវិនិយោគសាធារណៈ និងដែលត្រូវបានរៀបចំឡើងសំដៅសម្រេចឱ្យបាននូវគោលបំណង ដែលបានកំណត់ក្នុងរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គម្រោង ឬ កម្មវិធីវិនិយោគទាំងអស់ គឺជាមូលដ្ឋានសម្រាប់វាយតម្លៃចំណាយវិនិយោគសរុបរបស់គម្រោង ឬ កម្មវិធី និងសម្រាប់កំណត់រយៈពេលនៃឥណទានភ្ជាប់សន្យា និងឥណទានទូទាត់ សម្រាប់ដំណាក់កាលនីមួយៗក្នុងឆ្នាំ។

ការគ្រោងចំណាយប្រចាំឆ្នាំ ត្រូវផ្អែកលើក្របខ័ណ្ឌចំណាយថវិកាប្រចាំឆ្នាំដែលមាននៅក្នុងសាវចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ជាពិសេសនៅក្នុងកម្រិតកញ្ចប់ថវិកាដែលបានផ្តល់ជូនជាពិធានចំណាយគោលប្រចាំឆ្នាំ។ ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវគោរពទៅតាមគោលការណ៍ និងបណ្តាវិធានការសម្រាប់ការគ្រោងចំណាយថវិកាប្រចាំឆ្នាំ ដូចមានចែងនៅក្នុងគោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាប្រចាំឆ្នាំនៅក្នុងសាវចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវរៀបចំគម្រោងចំណាយលម្អិតទៅតាមមាតិកាសេដ្ឋកិច្ចនៃចំណាត់ថ្នាក់ថវិកា (ជំពូក គណនី និងអនុគណនី), និងចំណាត់ថ្នាក់កម្មវិធី (កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព) ហើយត្រូវភ្ជាប់មកជាមួយឯកសារគាំទ្រ និងការពន្យល់ដែលចាំបាច់នានា។

ក្នុងកម្រិតកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពនីមួយៗ, ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវយកចិត្តទុកដាក់លើការកំណត់លទ្ធផល ឬ ធាតុចេញ ដែលត្រូវសម្រេចឱ្យបាន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំថវិកា និងការពិភាក្សាការពារគម្រោងថវិកា ព្រមទាំងជាមូលដ្ឋានសម្រាប់ការធ្វើវិមជ្ឈការសិទ្ធិអំណាចនៃការអនុវត្តចំណាយផងដែរ។

ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវកែលម្អជាប្រចាំនូវរចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឱ្យកាន់តែប្រសើរ និងស៊ីសង្វាក់គ្នា ដើម្បីសម្រួលដល់ការគ្រោងចំណាយប្រចាំឆ្នាំឱ្យកាន់តែរលូនល្អ និងមានការទទួលខុសត្រូវច្បាស់លាស់។ ជាមួយគ្នានេះ, គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវធ្វើអាទិភាពនិយមកម្មគោលនយោបាយ និងថ្លឹងថ្លែងបែងចែកថវិការវាងកម្មវិធីនីមួយៗ ជាពិសេស កម្មវិធីស្នូលរបស់ស្ថាប័នសាមី ដើម្បីសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលមានចែងក្នុងសាវចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំជាធរមាន។ ក្នុងភារកិច្ចនេះ, ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ក៏ត្រូវពិនិត្យលទ្ធភាពនៃការផ្ទេរធនធានថវិកាពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ឬ ពីអង្គភាពថវិកាមួយទៅអង្គភាពថវិកាមួយទៀត នៅក្នុងស្ថាប័នតែមួយរបស់ខ្លួនឱ្យអស់លទ្ធភាព ព្រមជាមួយនឹងការថ្លឹងថ្លែងតុល្យភាពនៃការបែងចែកធនធាន និងសិទ្ធិអំណាចទៅតាម និងរវាងអង្គភាពថវិកានីមួយៗក្នុងក្របខ័ណ្ឌពិធានកញ្ចប់ថវិកាដែលបានកំណត់ និងត្រូវចៀសវាងការបំបោងចំណាយដោយមូលហេតុនៃការកែសម្រួលរចនាសម្ព័ន្ធថវិកាកម្មវិធី។

ការគណនាតម្រូវការចំណាយ ត្រូវផ្អែកលើកត្តាដែលទាក់ទងនឹងមុខសញ្ញាចំណាយដូចជា ចំណាយបន្ទុកបុគ្គលិក និងចំណាយក្រៅបន្ទុកបុគ្គលិក ដែលត្រូវបានប៉ាន់ស្មានតម្លៃធាតុចូល ដែលត្រូវការជាក់ស្តែង ដោយធៀបនឹងតម្រូវការប្រើប្រាស់ក្នុងឆ្នាំ មួយឆ្នាំមុនឆ្នាំអនុវត្តថវិកា និងការប៉ាន់ស្មាននៃការអនុវត្តក្នុងឆ្នាំអនុវត្តថវិកា និងដោយផ្អែកលើថ្លៃឯកតាជាក់ស្តែងនៃទីផ្សារ ឬ តាមគោលរបបកំណត់ជាដើម។

វិធីសាស្ត្ររួមនៅក្នុងការគណនាតម្រូវការចំណាយរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល មានចែងលម្អិតក្នុងប្រកាសជាធរមានរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ដែលក្នុងនោះវិធីសាស្ត្ររួម មានដូចខាងក្រោម៖

- ការកំណត់កត្តាជំរុញចំណាយ
- ការប្រមូលទិន្នន័យចំណាយ
- ការគណនាចំណាយផ្អែកលើថ្លៃឯកតា (Unit cost)
- ការគណនាចំណាយដោយផ្អែកលើធាតុចូល (Input cost) ។

ក្នុងកម្រិតជំពូកថវិកាសំខាន់ៗដូចជា ចំណាយបន្ទុកបុគ្គលិក, ចំណាយក្រៅបន្ទុកបុគ្គលិក និងចំណាយវិនិយោគដោយផ្ទាល់ ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវយកចិត្តទុកដាក់បន្ថែមលើចំណុចដូចខាងក្រោម៖

ចំណាយបន្ទុកបុគ្គលិក (ជំពូក៦៤)

- ការគ្រោងចំនួនក្របខ័ណ្ឌថ្មី ធៀបនឹងចំនួនមន្ត្រីចូលនិវត្ត និងមូលហេតុដែលត្រូវមានការរើសមន្ត្រីថ្មី
- ការគ្រោងបៀវត្សមូលដ្ឋាន ដោយផ្អែកតាមក្របខ័ណ្ឌ កម្រិតបៀវត្ស តារាងប្រាក់បៀវត្សនៃក្រសួងមុខងារសាធារណៈ និងតាមចំនួនមន្ត្រីរាជការដែលមានជាក់ស្តែង
- ការគ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ
- ការគ្រោងចំនួនមន្ត្រីជាប់កិច្ចសន្យា ទៅតាមការកំណត់របស់ក្រសួងមុខងារសាធារណៈ
- ការគ្រោងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យនានា
- ការគ្រោងកញ្ចប់ថវិកាសម្រាប់របបសន្តិសុខសង្គម (សម្រាប់ស្ថាប័នដែលត្រូវអនុវត្តការងារនេះ)
- ការជៀសវាងការគ្រោងថវិកាដែលជាន់គ្នានឹងកញ្ចប់ថវិកាដែលមានបញ្ចូលក្នុងបេឡាសន្តិសុខសង្គម។

ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក៦០ ការទិញ, ជំពូក៦១ សេវាកម្ម, ជំពូក៦២ អត្ថប្រយោជន៍សង្គម, និងជំពូក៦៥ ឧបត្ថម្ភធន)

- ការកំណត់ចំណាយជាប្រចាំ (ឧ. សម្ភារផ្គត់ផ្គង់ សម្ភាររដ្ឋបាល ចំណាយអគ្គិសនី ទឹក ប្រេងឥន្ធនៈ) ដែលត្រូវមានមូលដ្ឋានគណនាច្បាស់លាស់ ព្រមទាំងវិភាជទៅតាមអង្គភាពថវិកា, នាយកដ្ឋាន ឬ អង្គភាពជំនាញដោយផ្ទាល់
- ការកំណត់ចំណាយមិនប្រចាំ (ឧ. ការបំពាក់ឧបករណ៍ សម្ភារដឹកជញ្ជូន គ្រឿងសង្ហារឹម) ដែលត្រូវមានគម្រោង, កាលវិភាគច្បាស់លាស់, និងសមស្របតាមតម្រូវការ

- ការផ្ទេរចំណាយរដ្ឋបាលជាប្រចាំ និងសោហ៊ុយបេសកកម្មក្នុង និងក្រៅប្រទេស ទៅតាមអង្គភាពថវិកា ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
- ការគ្រោងចំណាយត្រូវកាត់ចេញនូវមុខចំណាយលើសកម្មភាពការងារដែលត្រូវបានបញ្ចប់ ហើយថវិកា ដែលកាត់ចេញមិនមែនជាកម្មវត្ថុនៃការវិភាគឡើងវិញនោះទេ លុះត្រាតែមានការពន្យល់ត្រឹមត្រូវ និង ច្បាស់លាស់សម្រាប់សកម្មភាពការងារចាំបាច់ ឬ គោលនយោបាយថ្មីដែលមានការសម្រេចច្បាស់លាស់ ពីរាជរដ្ឋាភិបាលជាយថាហេតុ
- ការគ្រោងចំណាយចរន្តសម្រាប់ការថែទាំ និងជួសជុល (គណនី៦១០៥) ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ត្រូវផ្អែកទៅតាមគោលការណ៍កំណត់អាទិភាព ដូចមានចង្អុលបង្ហាញក្នុងសារាចរណែនាំរបស់រាជរដ្ឋា- ភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងប្រចាំឆ្នាំ។ សកម្មភាពការងារគ្រោងចំណាយពាក់ព័ន្ធនឹងការថែទាំ និងជួសជុល ត្រូវ អនុវត្តតាមស្តង់ដារប្រតិបត្តិការនៃគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលចេញដោយរដ្ឋមន្ត្រី ក. ស. ហ. វ.
- ការលើកទឹកចិត្តជាការបន្ថែមថវិកាដល់ការគ្រោងចំណាយរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ប្រហាក់ប្រហែល ដែលមានសមិទ្ធកម្មលើការងារកែទម្រង់ និងត្រូវបានទទួលស្គាល់ជាសាធារណៈ។

ចំណាយវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាជាតិ (ជំពូក២១)

ការវិភាគចំណាយវិនិយោគប្រភេទនេះ ត្រូវអនុវត្តតាមក្របខ័ណ្ឌដោយឡែក ដោយអនុលោមតាមអាទិភាព គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះ, ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវ គោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលជាប្រចាំ ដែលមាននៅក្នុងគោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ថវិកានៃសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំជាធរមាន។

ចំណាយវិនិយោគក្នុងឆ្នាំរបស់គម្រោងអាទិភាពលម្អិតនៃការវិនិយោគផ្ទាល់ដែលកំពុងដំណើរការ គឺជាកម្មវត្ថុ នៃកិច្ចពិភាក្សាក្រោមយន្តការអន្តរក្រសួងដែលមានស្រាប់ ឬ ដែលនឹងត្រូវបង្កើតឡើង។ ដោយឡែកសម្រាប់គម្រោង អាទិភាពដែលជាកម្មវត្ថុទទួលបានថវិកាពីកញ្ចប់ឥណទានមិនទាន់បែងចែក ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ប្រហាក់ប្រហែល ត្រូវសិក្សា និងលើកគម្រោងក្នុងកម្រិតទំហំថវិកាសមស្រប ដើម្បី ក. ស. ហ. វ. ពិនិត្យ និងរៀបចំ អាទិភាពបន្ថែមកម្មគម្រោងស្នើសុំការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលទៅតាមលទ្ធភាពនៃថវិកា។ គម្រោងវិនិយោគ ដែលស្នើឡើងដើម្បីពិភាក្សា ត្រូវបំពេញលក្ខខណ្ឌដូចជា ១) ត្រូវជាគម្រោងដែលមានក្នុងក្របខ័ណ្ឌគោលនយោ- បាយអាទិភាពរបស់រាជរដ្ឋាភិបាល និងរបស់ស្ថាប័នសាមី, ២) ជាគម្រោងដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់, ៣) ជាគម្រោងដែលមានផលប៉ះពាល់តិចតួចដល់បរិស្ថាន និងសង្គម, និង ៤) ចំពោះគម្រោងធំៗត្រូវមានការសិក្សា សមិទ្ធិលទ្ធភាពច្បាស់លាស់។

ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលទទួលបានចំណាយវិនិយោគជាទៀងទាត់ ត្រូវធ្វើសមាហរណកម្មគម្រោងចំណាយវិនិយោគទាំងនោះជាមួយនឹងគម្រោងចំណាយចរន្តពាក់ព័ន្ធ នៅកម្រិត

កម្មវិធី និងអនុកម្មវិធី ព្រមទាំងត្រូវរៀបចំបញ្ជីគម្រោងអាទិភាពវិនិយោគសាធារណៈប្រចាំឆ្នាំឱ្យទាន់ពេលវេលា ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។ បញ្ជីគម្រោងវិនិយោគសាធារណៈសង្ខេប ត្រូវភ្ជាប់ជាមួយនឹង សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

សកម្មភាពការងារលម្អិតក្នុងការគ្រោងចំណាយជំពូក២១ លម្អិត ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិការនៃការ រៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ (គម្រោងវិនិយោគផ្ទាល់) ។

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបានផ្តល់កញ្ចប់ថវិកាឧបត្ថម្ភធន ប៉ុន្តែកញ្ចប់ឧបត្ថម្ភធនដែលគ្រោងនោះ មិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យគ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗផ្តល់ការពន្យល់ និងអំណះអំណាង ច្បាស់លាស់អំពីស្ថានភាពចំណូលផ្ទៃក្នុងរបស់គ្រឹះស្ថាន និងត្រូវកាត់ចេញនូវទំហំចំណាយ សម្រាប់សកម្មភាពដែល ត្រូវបានបញ្ចប់។

៤.៣.៤. ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ

ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការរៀបចំផែនការលទ្ធកម្ម និងអនុលោមភាពនៃការអនុវត្តផែនការ លទ្ធកម្មប្រចាំឆ្នាំ ព្រមទាំងដើម្បីធានាឱ្យការរៀបចំថវិកាប្រចាំឆ្នាំកាន់តែមានប្រសិទ្ធភាព ជាពិសេស ធានាឱ្យថវិកា អាចអនុវត្តបានភ្លាមៗចាប់ពីខែមករានៃឆ្នាំសារពើពន្ធនីមួយៗ, គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំសម្រាប់មុខចំណាយដែលត្រូវអនុវត្តនីតិវិធីលទ្ធកម្ម ដោយផ្អែកលើកញ្ចប់ថវិកាដែលគ្រោងស្នើសុំមក ក.ស.ហ.វ.។ ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវភ្ជាប់ផែនការលទ្ធកម្មមកជាមួយនឹងការស្នើគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនចំនួន ២ច្បាប់ (មួយច្បាប់បញ្ជូនទៅអគ្គនាយកដ្ឋានថវិកា និងមួយច្បាប់ទៀតបញ្ជូនទៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃ ក.ស.ហ.វ.) សម្រាប់ការប្រជុំពិភាក្សាកម្រិតបច្ចេកទេស និងការចរចាកញ្ចប់ថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង។ គោលការណ៍, នីតិវិធី, និងលិខិតបទដ្ឋាន នៃការរៀបចំផែនការលទ្ធកម្មត្រូវអនុលោមតាមបទប្បញ្ញត្តិដូចមានចែង ក្នុងប្រកាសរបស់ ក.ស.ហ.វ ស្តីពីការរៀបចំផែនការលទ្ធកម្ម និងការពន្យល់លម្អិតក្នុងជំពូកទី៨ ស្តីពីលទ្ធកម្ម សាធារណៈ។ ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវធ្វើការកែសម្រួល សេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំឱ្យមានសង្គតិភាពជាមួយកញ្ចប់ថវិកាប្រចាំឆ្នាំ ដែលទទួលបានពីលទ្ធផលនៃ ការពិភាក្សាចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង រួចបញ្ជូនមក ក.ស.ហ.វ. យ៉ាងយូរត្រឹមសប្តាហ៍ទី៣ ខែវិច្ឆិកា ដើម្បី ក.ស.ហ.វ. មានពេលវេលាគ្រប់គ្រាន់សម្រាប់ពិនិត្យ និងអនុម័តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ មុនឆ្នាំអនុវត្តថវិកា។

នៅក្នុងការរៀបចំផែនការលទ្ធកម្ម ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវប្រើប្រាស់ប្រព័ន្ធស្តង់ដាតម្លៃសម្រាប់អនុវត្ត កិច្ចលទ្ធកម្មសាធារណៈ ដែលត្រូវដាក់ឱ្យអនុវត្តដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

៤.៣.៥. ការរៀបចំផែនការឥណទានរដ្ឋទេយ្យបុរេប្រទាន

ការរៀបចំផែនការឥណទានរដ្ឋទេយ្យបុរេប្រទាន ត្រូវធ្វើឡើងដំណាលគ្នានឹងការរៀបចំគម្រោងផែនការ លទ្ធកម្មប្រចាំឆ្នាំសម្រាប់ពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំការពារគម្រោងថវិកាប្រចាំឆ្នាំ។ គ្រប់ក្រសួង ស្ថាប័ន មន្ទីរ ជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានតាមគំរូ តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ដូចមានណែនាំក្នុងប្រកាសជាធរមានស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេ- ប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិរបស់ ក.ស.ហ.វ.។

៤.៤. ការចរចាថវិកា

៤.៤.១. កិច្ចដំណើរការនៃការពិភាក្សាចរចាថវិកា

ក.ស.ហ.វ. ដែលមានអគ្គនាយកដ្ឋានថវិកាជាសេនាធិការ ត្រូវពិនិត្យ, ផ្ទៀងផ្ទាត់ និងបូកសរុបគម្រោង ចំណូល ចំណាយរបស់គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ក្រោយពេលស្ថាប័នទាំងនោះ បញ្ជូនគម្រោងថវិការបស់ខ្លួនមកកាន់ ក.ស.ហ.វ. ដែលក្នុងនោះ មានគម្រោងថវិការបស់គ្រឹះស្ថានសាធារណៈ រដ្ឋបាលក្រោមអាណាព្យាបាលបច្ចេកទេសផងដែរ។

ក្រោយការពិនិត្យផ្ទៀងផ្ទាត់រួច, ក.ស.ហ.វ. ត្រូវអញ្ជើញថ្នាក់ដឹកនាំរួមទាំងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល, ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ មកចូលរួមក្នុង កិច្ចប្រជុំពិភាក្សាគម្រោងថវិកាប្រចាំឆ្នាំ។ ការពិភាក្សាចរចាថវិកា ត្រូវធ្វើឡើងនៅអំឡុងពេលត្រីមាសទី៣ ដោយផ្អែកលើ ឯកសារផែនការយុទ្ធសាស្ត្រ និងគម្រោងចំណូល ចំណាយថវិកាប្រចាំឆ្នាំ ដែលក្រសួង ស្ថាប័ន មន្ត្រីជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល បានដាក់ជូនមក ក.ស.ហ.វ. ។

កិច្ចដំណើរការនៃការពិភាក្សាចរចាថវិកាមាន ២ ដំណាក់កាលគឺ ១) ការចរចាថវិកាកម្រិតជំនាញ/បច្ចេកទេស, និង ២) ការចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង ស្ថាប័ន/នយោបាយ។

៤.៤.១.១. ការចរចាថវិកាកម្រិតជំនាញ/បច្ចេកទេស

ប្រតិភូដែលចូលរួមប្រជុំចរចាថវិកាកម្រិតជំនាញរួមមាន សមាសភាពមកពី ក.ស.ហ.វ. និងមកពីក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល ឬ គ្រឹះស្ថានសាធារណៈរដ្ឋបាល។ សមាសភាព ក.ស.ហ.វ. រួមមាន មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថវិកា ព្រមទាំងតំណាងអគ្គនាយកដ្ឋាន/អគ្គលេខាធិការដ្ឋានដែលពាក់ព័ន្ធ (តាម ការអញ្ជើញ)។ ចំណែកសមាសភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល គឺជាតំណាង ក្រុមការងារថវិកា, ក្រុមការងារថវិការបស់មន្ត្រីជំនាញរាជធានី ខេត្ត និងតំណាងគ្រឹះស្ថានសាធារណៈរដ្ឋបាល។

ការចរចាថវិកាកម្រិតជំនាញ/បច្ចេកទេស រួមមានសកម្មភាព ដូចខាងក្រោម៖

- វាយតម្លៃការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ក្រសួង ស្ថាប័ន និងមន្ត្រីជំនាញរាជធានី ខេត្ត
- ពិនិត្យ បង្ហាញ និងពិភាក្សាទៅលើការបំពេញតារាងឧបសម្ព័ន្ធ ដែលបានភ្ជាប់ជាមួយសារាចរណែនាំ មូលដ្ឋានគណនា និងបណ្តាងកសារយោងដែលគាំទ្រដល់ការគណនា និងបំពេញតារាងទាំងនោះ
- បង្ហាញ និងពិភាក្សាចំពោះការគ្រោងរៀបចំនឹងសារាចរណែនាំ
- បង្ហាញ និងគណនាបៀវត្សបុគ្គលិក មន្ត្រីរាជការ និងការគ្រោងចំណាយដែលមាននិយាមច្បាស់លាស់ ឱ្យបានសុក្រឹតសមស្របតាមសារាចរណែនាំ
- ពិភាក្សា និងវាយតម្លៃទៅលើការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន និងមន្ត្រីជំនាញរាជធានី ខេត្ត
- បូកសរុបលទ្ធផលដែលសម្រេចបាន និងចំណុចដែលមិនទាន់ឯកភាពក្នុងការប្រជុំពិភាក្សាកម្រិត ជំនាញ ហើយរៀបចំឯកសារសម្រាប់ការប្រជុំចរចាថវិការបស់ថ្នាក់ដឹកនាំ។

ភាគីចូលរួមក្នុងការពិភាក្សាចរចាកម្រិតបច្ចេកទេស ត្រូវយកចិត្តទុកដាក់ផងដែរលើចំណុចខាងក្រោម៖

- **ការត្រៀមខ្លួន (ជាក្រុម)** រួមទាំងការប្រមូលឯកសារគោលសំខាន់ៗ, សិក្សាពីគម្រោងថវិការបស់ក្រសួង ស្ថាប័នដែលត្រូវចរចា, និងវាយតម្លៃរួម និងការស្វែងរកចំណុចដែលត្រូវកែលម្អ, រក្សាជំហរមិនពិភាក្សា ប៉ះពាល់ដែលពាក់ព័ន្ធនឹងកម្រិតនយោបាយ ត្រូវផ្ដោតលើផ្នែកបច្ចេកទេស
- **ការគោរពនូវដំណើរការចរចា** ត្រូវរំលឹកឡើងវិញពីគោលការណ៍ប្រព័ន្ធថវិកា និងវិន័យថវិកាសំខាន់ៗ និងការយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់ ស្ទួនបញ្ជាក់អំពីយុត្តិកម្មថវិកា
- **ការរៀបចំរបាយការណ៍សម្រាប់ថ្នាក់ដឹកនាំ** ដែលគ្របដណ្តប់ចំណុចសំខាន់ៗដូចជា ការវាយតម្លៃ ផែនការយុទ្ធសាស្ត្រថវិកា និងការអនុវត្តថវិកា, ទស្សនៈ/ស្មារតីរួមក្នុងការរៀបចំកញ្ចប់ថវិកា, ចំណុច យល់ព្រមគ្នា, ចំណុចខ្វែងគំនិតគ្នា, និងតារាងបម្រែបម្រួលថវិកាដែលបានសម្រេចដោយកម្រិតជំនាញ
- **ក្រុមសីលធម៌ក្នុងការចរចា** ក្នុងនោះរួមទាំងចំណុចគួរប្រកាន់យក (ដូចជាក្រុមសីលធម៌ជាមន្ត្រីរាជការ, ការគោរពគ្នាទៅវិញទៅមក) និងចំណុចគួរបៀសវាង (ដូចជាការព្យាយាមចាប់កំហុស, ការយុបយិត, និងការប្រើលេសបិទបាំង)។

៤.៤.១.២. ការចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង ស្ថាប័ន/នយោបាយ

ប្រតិភូ ក.ស.ហ.វ. ដែលចូលរួមប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំរួមមាន ថ្នាក់ដឹកនាំរបស់ ក.ស.ហ.វ., អគ្គនាយកដ្ឋានថវិកា, និងក្រុមការងារជំនាញនៃនាយកដ្ឋានថវិកានីយកម្មតាមវិស័យ ព្រមទាំងតំណាងអគ្គនាយកដ្ឋាន/អគ្គលេខាធិការដ្ឋានដែលពាក់ព័ន្ធ (តាមការអញ្ជើញ)។ អាស្រ័យទៅតាមប្រតិទិនប្រជុំពិភាក្សាដែលបានកំណត់ជាក់ស្តែង ប្រតិភូមកពីស្ថាប័នអនុវត្តថវិកា រួមមានថ្នាក់ដឹកនាំស្ថាប័នអនុវត្តថវិកា, ក្រុមការងារថវិកាថ្នាក់កណ្តាល, ក្រុមការងារថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត, និងតំណាងរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល។ ការប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំ អាចត្រូវរៀបចំជាពីរជម្រើស៖

- **ជម្រើសទី១៖** ថ្នាក់ដឹកនាំស្ថាប័នអនុវត្តថវិកា, ក្រុមការងារថវិកាថ្នាក់កណ្តាល, និងក្រុមការងារថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត និងតំណាងគ្រឹះស្ថានសាធារណៈរដ្ឋបាលរបស់បណ្តាស្ថាប័នអនុវត្តថវិកាកម្មវិធី/ថវិកាសមិទ្ធកម្ម ឬ
- **ជម្រើសទី២៖** ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមការងារថវិកាថ្នាក់កណ្តាល, និងក្រុមការងារថវិកាមន្ទីរជំនាញរាជធានី ខេត្ត, និងតំណាងរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល របស់បណ្តាក្រសួង ស្ថាប័នទាំងអស់។

ការប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំ/នយោបាយ មានសកម្មភាពដូចតទៅ៖

- ស្តាប់បទបង្ហាញអំពីលទ្ធផលនៃការប្រជុំពិភាក្សាចរចារបស់កម្រិតជំនាញ
- ស្តាប់យោបល់ និងសំណូមពររបស់ប្រតិភូតំណាងស្ថាប័នអនុវត្តថវិកា
- ស្តាប់យោបល់ និងសំណូមពររបស់តំណាងអគ្គនាយកដ្ឋាន/អគ្គលេខាធិការដ្ឋានពាក់ព័ន្ធ
- ពិនិត្យ, ពិភាក្សា, និងដោះស្រាយចំណុចដែលមិនទាន់ឯកភាពគ្នានៅកម្រិតជំនាញ និងសំណូមពររបស់ប្រតិភូតំណាងស្ថាប័នអនុវត្តថវិកា និងតំណាងអគ្គនាយកដ្ឋាន/អគ្គលេខាធិការដ្ឋានពាក់ព័ន្ធ
- ឬក៏សរុបលទ្ធផលនៃកិច្ចប្រជុំ។

៤.៤.២. គោលការណ៍នៃការពិភាក្សាចរចាថវិកា

ការពិភាក្សាចរចាថវិកា ទាំងកម្រិតផែនការយុទ្ធសាស្ត្រថវិកា និងកម្រិតកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖

- **ការវាយតម្លៃការអនុវត្តថវិកាក្នុងឆ្នាំកន្លងមក** ត្រូវប្រើដើម្បីស្វែងយល់ និងដកពិសោធជាមូលដ្ឋានក្នុងការកែលម្អ។ ការវាយតម្លៃការអនុវត្តថវិកា អាចផ្អែកលើរបាយការណ៍សវនកម្ម/អធិការកិច្ច និងរបាយការណ៍អនុវត្តថវិកា។
- **ការប៉ាន់ស្មានចំណាយទៅតាមកម្មវិធី** ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់ លើរបបកំណត់ទាំងអស់រួមទាំងការព្យាករណ៍ចំណូល, ការប៉ាន់ស្មានថវិកាបៀវត្ស, ការប៉ាន់ស្មានចំណាយបេសកកម្ម, ការប៉ាន់ស្មានការទិញសម្ភារ និងសេវាសម្រាប់បំពេញការងារ, ការប៉ាន់ស្មានការរៀបចំប្រជុំ ឬ សិក្ខាសាលាបច្ចេកទេស, និងការប៉ាន់ស្មានការបណ្តុះបណ្តាលសមត្ថភាព។
- **ការវាយតម្លៃការវិភាគថវិកាទៅតាមកម្មវិធី** ត្រូវប្រើវិធីសាស្ត្រ «កំណើនអាទិភាព» (prioritized incremental) ដើម្បីជាមូលដ្ឋានចាំបាច់ក្នុងការបែងចែកថវិកា។ មានន័យថា ការវិភាគថវិកាឆ្នាំ N+1 ត្រូវផ្អែកលើវិភាគថវិកាឆ្នាំ N ដោយកាត់ចេញនូវមុខចំណាយ ឬ សកម្មភាពការងារដែលត្រូវបញ្ចប់ ឬកន្លះ «កំណើនអាទិភាព»។ «កំណើនអាទិភាព» គឺជាការវិភាគកំណើនថវិកាតាមអាទិភាពថ្មីៗ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ និងគោលបំណងគោលនយោបាយរយៈពេលមធ្យម។ សកម្មភាពការងារចាំបាច់ថ្មី ឬ គោលនយោបាយថ្មី ដែលចាត់ទុកថាជាអាទិភាពថ្មីត្រូវមានការសម្រេចច្បាស់លាស់ពីរាជរដ្ឋាភិបាលជាយថាហេតុ។ លុះត្រាតែលក្ខខណ្ឌនេះត្រូវបានបំពេញទើបថវិកាសម្រាប់អាទិភាពថ្មី ត្រូវបានចាត់ទុកជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការពិភាក្សាអំពីលទ្ធភាពថវិកា។ តម្រូវការចំណាយបន្ថែមដែលលើសពីពិធានកញ្ចប់ថវិកា ត្រូវឆ្លងកាត់ការចរចាកម្រិតថ្នាក់ដឹកនាំ ឬ ក្នុងករណីចាំបាច់ រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវស្នើសុំការសម្រេច ឬ ស្នើសុំការសម្រេចឡើងវិញពីប្រមុខរាជរដ្ឋាភិបាលបន្ទាប់ពីមានឯកសារទស្សនាទានយុត្តិការស្តីពីគោលនយោបាយ និងកម្មវិធី ឬ មុខសញ្ញាចំណាយ និងតម្លៃច្បាស់លាស់។ លទ្ធផលនៃការខិតខំប្រមូលចំណូលរបស់ស្ថាប័នអនុវត្តថវិកា និងគ្រឹះស្ថានសាធារណៈរដ្ឋបាល គឺជាកម្មវត្ថុនៃការរឹតត្បិត ឬ ការលើកទឹកចិត្តចំណាយនៅក្នុងដំណាក់កាលចរចាកញ្ចប់ថវិកាប្រចាំឆ្នាំ។
- **ការរៀបចំកម្មវិធីចំណូល ចំណាយ** ត្រូវធ្វើឡើងដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តថវិកា ការព្យាករណ៍ចំណាយ និងការគ្រប់គ្រងសាច់ប្រាក់។ ការរៀបចំកម្មវិធីចំណាយត្រូវឆ្លុះបញ្ចាំងពីតម្រូវការចំណាយទាំងនោះ តាមពេលវេលា និងរដូវកាល។
- **ការរៀបចំផែនការលទ្ធកម្ម** សេចក្តីព្រាងផែនការលទ្ធកម្មរបស់ស្ថាប័នអនុវត្តថវិកា និងគ្រឹះស្ថានសាធារណៈរដ្ឋបាល គឺជាកម្មវត្ថុនៃការពិភាក្សាចរចាថវិកាទាំងពីរកម្រិត។ ផ្អែកលើស្មារតី និងលទ្ធផលនៃការចរចាកញ្ចប់ថវិកា ស្ថាប័នអនុវត្តថវិកា និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវកែសម្រួលសេចក្តីព្រាងផែនការរបស់ខ្លួន ដើម្បីរក្សាបាននូវសង្គតិភាពជាមួយលទ្ធផលនៃការពិភាក្សាចរចា។

- ការរៀបចំផែនការរដ្ឋទេយ្យបុរេប្រទាន ទោះបីជាក្នុងកិច្ចប្រជុំការពារគម្រោងថវិកា មិនតម្រូវឱ្យពិនិត្យ មើលលម្អិតលើតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ស្ថាប័នអនុវត្តថវិកាត្រូវធានាថាឥណទានថវិកា ដែលត្រូវយកមករៀបចំតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន មិនត្រូវត្រួតស៊ីគ្នានឹងឥណទានថវិកាដែល ត្រូវបានគ្រោងទុក សម្រាប់អនុវត្តកិច្ចលទ្ធកម្មសាធារណៈតាមនីតិវិធីទូទាត់ត្រង់ និងនីតិវិធីចំណាយ ផ្សេងទៀតឡើយ។

៤.៥. ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ

៤.៥.១. ការអនុវត្តសេចក្តីព្រាងច្បាប់

បន្ទាប់ពីកិច្ចប្រជុំចរចាថវិកា មន្ត្រីថវិកាត្រូវធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ អមដោយកំណត់ហេតុនៃ កិច្ចប្រជុំពិភាក្សាគម្រោងថវិកាកម្រិតថ្នាក់ដឹកនាំ ដែលមានការពន្យល់អំពីមូលហេតុនៃការប្រែប្រួលចំណូល ចំណាយ។ បន្ទាប់មក ក.ស.ហ.វ. ត្រូវធ្វើតុល្យភាពថវិកា, រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ, និងរៀបចំកំណត់បង្ហាញពន្យល់សេចក្តីព្រាងច្បាប់នេះពេញក្នុងមួយខែកញ្ញា។

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ បែងចែកជាពីរផ្នែក។ ផ្នែកទី១៖ បទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ រួមមាន ១) ការអនុញ្ញាតឱ្យប្រមូលគ្រប់ធនធានថវិការដ្ឋ និងការកំណត់ធនធានទាំងនោះ ជាទឹកប្រាក់ សរុប, ២) ការចែងអំពីបទប្បញ្ញត្តិដែលពាក់ព័ន្ធដល់ធនធានថវិការដ្ឋ ដែលរួមមានចំណូលសារពើពន្ធ, ចំណូល មិនមែនសារពើពន្ធ និងចំណូលផ្សេងៗ, ៣) ការកំណត់នូវបន្ទុកថវិកា ជាឥណទានខ្ពស់បំផុតដែលត្រូវបានអនុញ្ញាត ជាតុល្យប្រយោជន៍ដល់ថវិការដ្ឋ, ៤) ការចែងអំពីបទប្បញ្ញត្តិដទៃទៀតពាក់ព័ន្ធនឹងបន្ទុកថវិការដ្ឋ រួមបញ្ចូលនូវ ពិធាននៃការឱ្យប្រាក់គេឌី, ៥) ការកំណត់តុល្យភាពថវិកា/សមតុល្យធនធាននិងបន្ទុកថវិកា, ៦) ការកំណត់ពិធាន ធនធានហិរញ្ញប្បទាន, ៧) ការចែងអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងធនធាននិងបន្ទុកហិរញ្ញប្បទាន រួមបញ្ចូលនូវពិធាន នៃការឱ្យប្រាក់ពីគេនិងការធានារបស់រដ្ឋ, ៨) ការចែងអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងមូលនិធិបម្រុងហិរញ្ញវត្ថុរបស់រដ្ឋ, និង ៩) ការចែងអំពីបទប្បញ្ញត្តិហិរញ្ញវត្ថុផ្សេងទៀត។ ផ្នែកទី២៖ តារាងឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ រួមមាន ១) តារាងចំណូលថវិកាថ្នាក់ជាតិ ដែលចែកជាប្រភេទ ជំពូក គណនី អនុគណនី និងតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល, ២) តារាងចំណូលថវិការដ្ឋបាលរាជធានី ខេត្ត ដែលចែកជា ប្រភេទ ជំពូក គណនី អនុគណនី និងតាមរាជធានី ខេត្ត, ៣) តារាងចំណាយដែលបែកចែកទៅតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល តាមប្រភេទចំណាយ, ៤) តារាងចំណាយតាមកម្មវិធី, ៥) តារាងចំណាយ វិនិយោគ ដែលបែងចែកទៅតាមប្រភេទចំណាយដល់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល និង ចែកចេញជាឥណទានឥណទានភ្ជាប់កិច្ចសន្យា និងឥណទានទូទាត់, ៦) តារាងពិធានចំនួនបុគ្គលិកតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ៧) តារាងចំណាយឧបត្ថម្ភធនទៅ គ្រឹះស្ថានសាធារណៈរដ្ឋបាល, ៨) តារាងចំណូល ចំណាយថវិកាឧបសម្ព័ន្ធ និងគណនីពិសេសរតនាគារ (ថ្នាក់ជាតិ), ៩) តារាងចំណាយថវិការដ្ឋបាលរាជធានី ខេត្ត (តាមប្រភេទចំណាយ តាមកម្មវិធី និងតាមរាជធានី ខេត្ត), និង ១០) តារាងតុល្យភាពហិរញ្ញវត្ថុដែលឆ្លុះបញ្ចាំងពីកិច្ចប្រតិបត្តិការថវិកា និងជាសមតុល្យធនធាននិងបន្ទុកថវិកា ព្រមទាំង ឆ្លុះបញ្ចាំងពីតម្រូវការហិរញ្ញប្បទាន និងប្រភពហិរញ្ញប្បទាន។

ក.ស.ហ.វ. ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងកំណត់បង្ហាញ ដែលបានរៀបចំរួច ដល់គណៈរដ្ឋមន្ត្រីនៅអំឡុងពាក់កណ្តាលខែតុលា ដើម្បីស្នើសុំការពិនិត្យសម្រេចតាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

បន្ទាប់ពីការសម្រេចរបស់គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ត្រូវបញ្ជូនបន្តទៅឱ្យរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត យ៉ាងយូរនៅសប្តាហ៍ទី៤ ខែតុលា។ នៅដំណាក់កាលនេះ រដ្ឋសភាធ្វើការពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ នៅក្នុងគណៈកម្មការពាក់ព័ន្ធ និងនៅក្នុងសម័យប្រជុំជាសាមញ្ញរបស់រដ្ឋសភា ដែលមានតំណាងរាជរដ្ឋាភិបាលចូលរួមការពារសេចក្តីព្រាងច្បាប់នេះផងដែរ។ ក្នុងករណីមានការស្នើសុំពីគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភា ក្រោមការសម្របសម្រួលរបស់គណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុនៃរដ្ឋសភា, សមាជិករាជរដ្ឋាភិបាលដែលទទួលបន្ទុកដឹកនាំគ្រប់គ្រងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល មានភារកិច្ចដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយបំភ្លឺអំពីគោលបំណងគោលនយោបាយ និងកម្មវិធី ព្រមទាំងរបាយការណ៍សមិទ្ធកម្មនៃកម្មវិធីក្រោមសមត្ថកិច្ចក្រសួង ស្ថាប័ន និងអង្គភាពសាមី។ ប្រសិនបើមានភាពចាំបាច់ រដ្ឋសភានឹងស្នើសុំកែសម្រួលសេចក្តីព្រាងច្បាប់នេះ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលត្រូវដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភាពិនិត្យ និងអនុម័ត ត្រូវភ្ជាប់បន្ថែមនូវព័ត៌មានដូចជា ១) សេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់នេះ, ២) ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម ឬ បច្ចុប្បន្នកម្មនៃឯកសារនេះ, និង ៣) ឧបសម្ព័ន្ធស្តីពីគម្រោងសមិទ្ធកម្មប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត។ ក្រៅពីឯកសារទាំងនេះ, រាជរដ្ឋាភិបាលអាចផ្តល់ឯកសារពាក់ព័ន្ធផ្សេងទៀត ដើម្បីភ្ជាប់ទៅនឹងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ជាព័ត៌មានបន្ថែម ជូនរដ្ឋសភា និងព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលអនុម័តដោយរដ្ឋសភាត្រូវបញ្ជូនទៅព្រឹទ្ធសភា យ៉ាងយូរនៅសប្តាហ៍ទី១ ខែធ្នូ សម្រាប់ការពិនិត្យ និងអនុម័ត។ ការពិនិត្យ និងឱ្យយោបល់របស់ព្រឹទ្ធសភាលើសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័ត ត្រូវធ្វើឱ្យបានមុនថ្ងៃទី២០ ខែធ្នូ។ ក្រោយពីទទួលបានការអនុម័តដោយព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ត្រូវប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម ព្រមទាំងរៀបចំបែបបទអនុវត្តឱ្យបានចប់សព្វគ្រប់ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ។

ក្នុងករណីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ មិនត្រូវបានអនុម័តមុនថ្ងៃទី១ ខែមករា នៃឆ្នាំការិយបរិច្ឆេទនោះថវិកាឆ្នាំមុនដូចតទៅ ត្រូវបានបន្តដោយស្របច្បាប់÷ ១) ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗ ដែលត្រូវបានអនុញ្ញាតនិងបន្តឱ្យប្រមូលក្នុងលក្ខខណ្ឌនិងតាមបទប្បញ្ញត្តិដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំមុន និងក្នុងក្របខ័ណ្ឌច្បាប់ ព្រមទាំងលិខិតបទដ្ឋានដែលមានជាធរមាន, ២) ចំណាយចរន្តថវិការដ្ឋតាមក្របខ័ណ្ឌនៃឥណទានថវិកាឆ្នាំមុន ដោយគិតតាមវិធីមួយភាគដប់ពីរជាបណ្តោះអាសន្នក្នុងខែនីមួយៗរហូតដល់ថវិកាថ្មីត្រូវបានអនុម័ត, ៣) ចំណាយវិនិយោគ ក្នុងកម្រិតឥណទានទូទាត់ដែលនៅទំនេរនៃក្របខ័ណ្ឌឥណទានថវិកាឆ្នាំមុន ហើយអាចលើសពីនេះក្នុងករណីចាំបាច់ ដោយមិនឱ្យការទូទាត់នោះលើសពីកម្រិតឥណទានភ្ជាប់សន្យាដែលបានអនុម័តក្នុងថវិកាឆ្នាំមុន, ៤) ចំណាយបដិភាគសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈដោយហិរញ្ញ-

ប្បទានក្រៅប្រទេស និងបន្ទុកបំណុលសាធារណៈរួមមានការរំលស់ប្រាក់ដើម ការប្រាក់ និងបន្ទុកពាក់ព័ន្ធផ្សេងៗ ស្របតាមកិច្ចព្រមព្រៀងជាធរមាន, និង ៥) ចំណាយទាំងឡាយដែលជាកាតព្វកិច្ចពាក់ព័ន្ធនឹងសមាជិកភាពរបស់ កម្ពុជាក្នុងស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាល។

៤.៥.២. ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយអំពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ

ក.ស.ហ.វ. ត្រូវរៀបចំធ្វើឯកសារខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ និងបោះផ្សាយចែកជូនភាគីពាក់ព័ន្ធឱ្យបានទូលំទូលាយ មុនពេលច្បាប់នេះត្រូវបានប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការ។

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីបញ្ជូនទៅ រដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនេះចូលជាធរមាន។

បន្ថែមលើនេះ, ក.ស.ហ.វ. ត្រូវរៀបចំសៀវភៅថវិកាសង្ខេបប្រចាំឆ្នាំ ក្រោយច្បាប់នេះត្រូវបានប្រកាសឱ្យ ប្រើប្រាស់ជាផ្លូវការ និងត្រូវដឹកនាំរៀបចំវេទិកាផ្សព្វផ្សាយជាសាធារណៈអំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ នៅក្នុងខែទី១ នៃឆ្នាំសារពើពន្ធនៃច្បាប់នេះ។ ក្នុងការផ្សព្វផ្សាយជា សាធារណៈនេះ, ក.ស.ហ.វ. ត្រូវបង្ហាញអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនៃថវិកា, ក្របខ័ណ្ឌគោលនយោបាយរបស់ រាជរដ្ឋាភិបាល, ក្របខ័ណ្ឌថវិកា និងអាទិភាពនៃចំណូល និងចំណាយ, ការវិភាគថវិកាតាមកម្រិតថ្នាក់រដ្ឋបាល វិស័យ និងជំពូកសំខាន់ៗ, និងស្ថានភាពបំណុលសាធារណៈ ដើម្បីបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ ឯកសារទាំងនេះ ត្រូវផ្សព្វផ្សាយឱ្យទាន់ពេលនៅលើគេហទំព័ររបស់ ក.ស.ហ.វ. ។

ក្រសួង ស្ថាប័ន ត្រូវរៀបចំឯកសារថវិកាពលរដ្ឋក្នុងកម្រិតច្បាប់ថវិកាដែលខ្លួនទទួលបាន ព្រមទាំងរៀបចំ វេទិកាសាធារណៈជាមួយគ្រប់ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីបង្កើនការយល់ដឹង និងការចូលរួមឱ្យបាន ទូលំទូលាយលើការអនុវត្តថវិការបស់ក្រសួង ស្ថាប័នសាមី។



ជំពូកទី៥

ការអនុវត្តថវិកា

ការអនុវត្តថវិការួមមាន ការអនុវត្តថវិកាផ្នែកចំណូលថវិកា និងផ្នែកចំណាយថវិកា ជាដំណាក់កាលដែលត្រូវប្រមូល និងប្រើប្រាស់ធនធានដែលបានគ្រោង និងអនុម័ត ដើម្បីទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញ។ ក្នុងដំណាក់កាលនៃការអនុវត្តថវិកា, គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ចេញដោយ ក.ស.ហ.វ.។ ចំណែកឯ ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា ក៏ត្រូវអនុវត្តតាមសារាចរណែនាំរបស់ ក.ស.ហ.វ.ផងដែរ។ ការិយបច្ចេកទេសថវិកាចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ហើយបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

ការអនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យរបស់រដ្ឋ ជាភារកិច្ចរបស់អាណាប័ក និងគណនេយ្យករសាធារណៈ។ ជំពូកនេះផ្តោតសំខាន់លើក្រសួង ស្ថាប័ន រួមទាំងមន្ទីរជំនាញក្រោមឱវាទនៅតាមរាជធានី ខេត្ត។ ខ្លឹមសារលម្អិតស្តីពីរដ្ឋបាលថ្នាក់ក្រោមជាតិ, គ្រឹះស្ថានសាធារណៈរដ្ឋបាល, និងសហគ្រាសសាធារណៈ មានបង្ហាញនៅក្នុងជំពូកទី១២ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ជំពូកទី១៦ ស្តីពីគ្រឹះស្ថានសាធារណៈរដ្ឋបាល, និងជំពូកទី១៧ ស្តីពីសហគ្រាសសាធារណៈ។

ជំពូកនេះផ្តោតលើទិដ្ឋភាពសំខាន់ៗ រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- កិច្ចដំណើរការរួមនៃការអនុវត្តថវិកា
- ការអនុវត្តចំណូលថវិកា
- ការអនុវត្តចំណាយថវិកា
- ការងារគាំទ្រសំខាន់ៗ។

៥.១. ក្របខ័ណ្ឌគតិយុត្ត

លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការអនុវត្តថវិកា រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ច្បាប់ហិរញ្ញវត្ថុកែតម្រូវ
- ច្បាប់ទូទាត់ថវិកា
- ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- ច្បាប់ស្តីពីគយ

- ច្បាប់ស្តីពីសារពើពន្ធ
- ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- អនុក្រឹត្យស្តីពីការបែងចែកឥណទានចំណូលថវិកាជាតិប្រចាំឆ្នាំតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- អនុក្រឹត្យស្តីពីការបែងចែកឥណទានចំណាយថវិកាជាតិប្រចាំឆ្នាំតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- អនុក្រឹត្យស្តីពីការផ្ទេរឥណទានថវិកា
- អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

៥.២. ក្របខ័ណ្ឌស្ថាប័ន

ការអនុវត្តថវិកាតម្រូវឱ្យមានការចូលរួមពីអង្គពាក់ព័ន្ធសំខាន់ៗ រួមមាន៖

- អាណាប័កតាមក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, និងរដ្ឋបាលថ្នាក់ក្រោមជាតិ (រួមទាំងមន្ទីរជំនាញរាជធានី ខេត្ត)
- អង្គភាពថវិកា (អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ)
- អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ
- អ្នកត្រួតពិនិត្យថវិកា
- គណនេយ្យករសាធារណៈ
- រដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរង
- រដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករចំណូលរង
- ក្រុមលទ្ធកម្ម
- ភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស
- អង្គភាពអនុវត្តគម្រោង
- ក្រុមការងារថវិកា។

សិទ្ធិអំណាច និងការទទួលខុសត្រូវសំខាន់ៗរបស់ភាគីពាក់ព័ន្ធ មានចង្អុលបង្ហាញនៅក្នុងជំពូកទី២ ស្តីពីក្របខ័ណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

៥.៣. កិច្ចដំណើរការរួមនៃការអនុវត្តថវិកា

ដូចមានបង្ហាញនៅក្នុងដ្យាក្រាម ៥.១. ខាងក្រោម ការអនុវត្តថវិកាត្រូវចាប់ផ្តើមពីការបែងចែក និងវិភាគឥណទានថវិកា, ការរៀបចំ, និងការអនុវត្តកម្មវិធីចំណូល ចំណាយប្រចាំត្រីមាស។ ការអនុវត្តចំណូលរួមមានចំណូលសារពើពន្ធ, ចំណូលមិនមែនសារពើពន្ធ, និងចំណូលផ្សេងៗ។ ការអនុវត្តចំណាយរួមមាន ចំណាយចរន្ត និងចំណាយមូលធន។ អាណាប័ក ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិកា រៀបចំគម្រោងថវិកាប្រចាំឆ្នាំ រួមទាំង

គម្រោងថវិកាតាមអង្គភាពក្រោមឱវាទ និងបញ្ជាចំណូល និងចំណាយថវិកាក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។ ជាមួយគ្នានេះ, អាណាប័ក ត្រូវរៀបចំកម្មវិធីចំណូល ចំណាយប្រចាំត្រីមាស សម្រាប់រយៈពេលមួយឆ្នាំ ដោយមាន បែងចែកលម្អិតទៅតាមខែ និងទៅតាមគំរូដែលរៀបចំឡើងដោយ ក.ស.ហ.វ. ដោយឈរលើមូលដ្ឋាននៃតម្រូវការ ជាក់ស្តែងទៅតាមប្រតិទិននៃផែនការសកម្មភាពការងារ និងផែនការលទ្ធកម្ម និងក្នុងក្របខ័ណ្ឌនៃឥណទានថវិកា ដែលត្រូវបានកំណត់ដោយច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ អាណាប័ក ត្រូវបោះផ្សាយអាណត្តិបើកប្រាក់ក្នុងរង្វង់នៃកម្មវិធី ចំណូល ចំណាយប្រចាំត្រីមាសរបស់ខ្លួន។ ក្នុងករណីដែលអាណត្តិបើកប្រាក់លើសពីរង្វង់នៃកម្មវិធីចំណូល ចំណាយ ប្រចាំត្រីមាស អាណាប័កត្រូវស្នើសុំបន្ថែមក្នុងកម្មវិធីចំណូល ចំណាយទៅ ក.ស.ហ.វ. ។


វិធាន និងនីតិវិធីនៃការរៀបចំ ការកែសម្រួល និងការតាមដានការអនុវត្តកម្មវិធីចំណូល ចំណាយ ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែលមិនអាចអនុវត្ត ចំណាយលើសពីឥណទានថវិកាដែលបានបែងចែក និងវិភាជសម្រាប់ជំពូក គណនី និងអនុគណនី និងសម្រាប់ កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពនីមួយៗ រៀបចំតែមានបដិប្បញ្ញត្តិដែលចែងក្នុងច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ។

ចំពោះការគ្រប់គ្រងចំណូល និងចំណាយ ការងារគាំទ្រដែលត្រូវអនុវត្តជាប្រចាំរួមមាន កិច្ចលទ្ធកម្មសាធារណៈ, ការអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, កិច្ចបញ្ជាក់គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ, ការពិនិត្យ តាមដាន និងការវាយតម្លៃការអនុវត្តថវិកា, និងការគ្រប់គ្រងសាច់ប្រាក់។ ក្រៅពីនោះ, នៅមានការងារគាំទ្រពាក់ព័ន្ធ ផ្សេងទៀតដូចជា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន, និង ការផ្សព្វផ្សាយការអនុវត្តថវិកា។

ការអនុវត្តថវិកា ត្រូវគោរពតាមគោលការណ៍ណែនាំពាក់ព័ន្ធនឹងនីតិវិធីអនុវត្តថវិកាចេញដោយប្រកាស របស់រដ្ឋមន្ត្រី ក.ស.ហ.វ. និងត្រូវធ្វើបច្ចុប្បន្នកម្មតាមការចាំបាច់។

ក្រសួង ស្ថាប័ននីមួយៗ ត្រូវរៀបចំនីតិវិធីអនុវត្តការងារ (Business process) ព្រមទាំងស្តង់ដារពេលវេលា ក្នុងការបំពេញការងារ (Service Standard) នៅក្នុងការអនុវត្តថវិកាក្នុងក្រសួង ស្ថាប័នរបស់ខ្លួន, ក៏ដូចជាការ បែងចែកតួនាទី, ការទទួលខុសត្រូវ, ទំនាក់ទំនង, និងការបែងចែកព័ត៌មានរវាងក្រសួង ស្ថាប័ននៅថ្នាក់កណ្តាល ជាមួយមន្ទីរក្រោមឱវាទតាមរាជធានី ខេត្ត និងអង្គភាព ដែលផ្តល់សេវាដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន (ដូចជា សាលារៀន មណ្ឌលសុខភាព)។ ដូចគ្នានេះដែរ, ក.ស.ហ.វ. ក៏ត្រូវរៀបចំឱ្យមានស្តង់ដារពេលវេលានៅក្នុងស្ថាប័ន របស់ខ្លួនក្នុងការបំពេញការងារជាអ្នកត្រួតពិនិត្យថវិកា និងការងារគាំទ្រចាំបាច់ផ្សេងទៀតដល់ការអនុវត្តថវិការបស់ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តចំណាយ ថវិកា។

ដ្យាក្រាម ៥.១. រូបភាពរួមនៃការអនុវត្តថវិកា



៥.៣.១. ការបែងចែក និងវិភាជន៍ឥណទានថវិកា

ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវអនុម័តដោយស្ថាប័ននីតិបញ្ញត្តិ និងប្រកាសឱ្យប្រើដោយព្រះរាជក្រម។ ច្បាប់ដែលបានអនុម័ត ត្រូវវិភាជន៍ឥណទានថវិកាទៅតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែលតាមកម្មវិធី និងប្រភេទចំណាយ ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញនូវថវិកាឧបសម្ព័ន្ធនៅថ្នាក់ជាតិ ឥណទានសេសរតនាគារជាតិ និងថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្នាក់ជាតិ។ ក្នុងនោះ, ឥណទានថវិកាដែលបានអនុម័តក្នុងច្បាប់ហិរញ្ញវត្ថុ ត្រូវបែងចែកជូនក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែលតាមកម្មវិធី និងប្រភេទចំណាយ ក្នុងគោលដៅរួមចំណែកសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ការបែងចែកឥណទានថវិកាជូនក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល កម្រិតកម្មវិធី និងកម្រិតជំពូកនៃចំណាត់ថ្នាក់មាតិកាថវិកា ត្រូវកំណត់ដោយអនុក្រឹត្យ។

ជាមួយគ្នានេះ, ការបែងចែកឥណទានថវិកាលម្អិតតាមអនុកម្មវិធី និងចង្កោមសកម្មភាព និងចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវចេញប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅថវិកាស្តីពីការបែងចែកឥណទានថវិកាក្រោមកម្រិតកម្មវិធី និងក្រោមកម្រិតជំពូកនៃចំណាត់ថ្នាក់មាតិកាថវិកា ឱ្យបានមុនថ្ងៃទី១ ខែមករា នៃឆ្នាំអនុវត្តថវិកា។ ការផ្ទេរ, ការបង្វែរ, ការបង្កុក, ការលុបចោល, និងការបន្ថែមឥណទាន ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

៥.៣.១.១. ការរៀបចំសៀវភៅថវិកា

ក្រសួង ស្ថាប័ន តម្រូវឱ្យប្រើប្រាស់សៀវភៅថវិកា ២ ប្រភេទគឺ៖

- ១- **សៀវភៅថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច** សម្រាប់ថ្នាក់ជាតិរបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំតាមជំពូក គណនី អនុគណនី នៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា សម្រាប់ប្រើប្រាស់ក្នុងឆ្នាំសារពើពន្ធ។
- ២- **សៀវភៅថវិកាកម្មវិធី**របស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវមានចំណុចដូចខាងក្រោម៖
 - **សៀវភៅថវិកាតាមចំណាត់ថ្នាក់កម្មវិធី**របស់ក្រសួង ស្ថាប័ន ត្រូវឆ្លុះបញ្ចាំងអំពីឥណទានថវិកាកម្មវិធីរដ្ឋបាលកណ្តាល និងមានថវិកាកម្មវិធីរបស់មន្ទីរជំនាញរាជធានី ខេត្ត ថ្នាក់មូលដ្ឋានជាឧបសម្ព័ន្ធ។ ថវិកាកម្មវិធីរបស់មន្ទីរជំនាញរាជធានី ខេត្ត នៃក្រសួង ស្ថាប័នមួយ ត្រូវរៀបចំជាអនុកម្មវិធីមួយនៅក្នុងកម្មវិធីមួយ ឬ កម្មវិធីលើសពីមួយ។ មន្ទីរជំនាញមួយត្រូវមានចង្កោមសកម្មភាពមួយស្ថិតនៅក្រោមអនុកម្មវិធីមួយរបស់ក្រសួង ស្ថាប័នសាមី(ពោលគឺ ត្រូវមានចង្កោមសកម្មភាពសរុបចំនួន ២៥ តំណាងឱ្យមន្ទីរជំនាញរាជធានី ខេត្តទាំង ២៥)។
 - **សៀវភៅថវិកាតាមចំណាត់ថ្នាក់កម្មវិធីរបស់មន្ទីរជំនាញ** ត្រូវរៀបចំបំបែកចង្កោមសកម្មភាពរបស់ខ្លួនទៅជាសកម្មភាពជាក់លាក់ ព្រមទាំងត្រូវបែងចែកឥណទានថវិកាតាមសកម្មភាព និងតាមចំណាត់ថ្នាក់សេដ្ឋកិច្ច។

៥.៣.១.២. ការធ្វើចលនាឥណទានថវិកា

ការធ្វើចលនាឥណទានថវិកា ត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម៖

- ការផ្ទេរឥណទានថវិកាពីមួយទៅមួយរវាងក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែលនឹងរដ្ឋបាលរាជធានី ខេត្ត ត្រូវកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។
- ក្នុងករណីមានភាពចាំបាច់នៃការងារពង្រឹងរចនាសម្ព័ន្ធរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលអាចចេញអនុក្រឹត្យផ្ទេរឥណទានថវិកាពីក្រសួង ស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយ ឬ ពីអង្គភាពសាធារណៈប្រហាក់ប្រហែលមួយ ទៅអង្គភាពសាធារណៈប្រហាក់ប្រហែលមួយ ក្នុងលក្ខខណ្ឌដែលការផ្ទេរឥណទានថវិកានេះមិនមានការកែប្រែមុខចំណាយ និងការបែងចែកឥណទានថវិកាតាមជំពូកនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងគោលបំណងនៃសកម្មភាពដូចគ្នា។
- ការបង្វែរឥណទានថវិកាពីជំពូកមួយទៅជំពូកមួយនៅផ្ទៃក្នុងថវិការបស់ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវកំណត់ដោយអនុក្រឹត្យ។ នាយករដ្ឋមន្ត្រីអាចផ្ទេរសិទ្ធិសម្រេចក្នុងកម្រិតណាមួយជូនរដ្ឋមន្ត្រី ក.ស.ហ.វ. ចំពោះការបង្វែរឥណទានថវិកា។ ក្នុងករណីដែលមានការផ្ទេរសិទ្ធិសម្រេចនេះ ការបង្វែរឥណទានថវិកា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។
- ការបង្វែរឥណទានថវិកាពីកម្មវិធីមួយទៅកម្មវិធីមួយនៅផ្ទៃក្នុងថវិការបស់ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវបានអនុញ្ញាតក្នុងកម្រិតយ៉ាងច្រើនបំផុត ៥% នៃឥណទានកម្មវិធី

នីមួយៗ។ ការបង្វែរឥណទានថវិកានេះ ត្រូវកំណត់ដោយអនុក្រឹត្យ។ នាយករដ្ឋមន្ត្រីអាចផ្ទេរសិទ្ធិសម្រេចក្នុងកម្រិតណាមួយជូនរដ្ឋមន្ត្រី ក.ស.ហ.វ. ចំពោះការបង្វែរឥណទានថវិកា។ ក្នុងករណីដែលមានការផ្ទេរសិទ្ធិសម្រេចនេះ ការបង្វែរឥណទានថវិកា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

- ការបង្វែរឥណទានថវិកាពីគណនីមួយទៅគណនីមួយក្នុងជំពូកតែមួយ និងពីអនុកម្មវិធីមួយទៅអនុកម្មវិធីមួយក្នុងកម្មវិធីតែមួយ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ រដ្ឋមន្ត្រី ក.ស.ហ.វ. អាចចេញប្រកាសផ្ទេរសិទ្ធិអំណាចនៃការបង្វែរឥណទានថវិកានេះទៅ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត។
- ការបង្វែរឥណទានថវិកាពីអនុគណនីមួយទៅអនុគណនីមួយក្នុងគណនីតែមួយ និងពីចង្កោមសកម្មភាពមួយទៅចង្កោមសកម្មភាពមួយក្នុងអនុកម្មវិធីតែមួយ ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ឬ សេចក្តីសម្រេចរបស់ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លើកលែងតែមុខចំណាយមួយចំនួនដែលមានហានិភ័យក្នុងការគ្រប់គ្រងថវិកា។ មុខចំណាយដែលត្រូវបានលើកលែងនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ដែលត្រូវធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ស្របតាមតម្រូវការជាក់ស្តែង។
- ក.ស.ហ.វ. ត្រូវសិក្សា ពិនិត្យ និងកែសម្រួលបន្ថែមជាបន្តបន្ទាប់នូវសិទ្ធិក្នុងការបង្វែរឥណទានថវិកានៅផ្ទៃក្នុងជំពូក និងផ្ទៃក្នុងកម្មវិធីជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត ស្របតាមគោលការណ៍នៃការអនុវត្តថវិកាសមិទ្ធកម្ម។
- វិធាន និងនីតិវិធីនៃការបង្វែរឥណទានថវិកានៅផ្ទៃក្នុងជំពូក និងផ្ទៃក្នុងកម្មវិធី ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។
- អនុក្រឹត្យដែលធ្វើឡើងតាមការស្នើរបស់ ក.ស.ហ.វ. អាចបែងចែកឥណទានថវិកា ដែលកត់ត្រានៅក្នុងចំណាយមិនបានគ្រោងទុកក្រោមរូបភាពនៃឥណទានបន្ថែមជាតុណ្ហប្រយោជន៍ដល់កម្មវិធី និងជំពូកផ្សេងៗរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលនានា និងរដ្ឋបាលរាជធានី ខេត្ត។
- ឥណទានដែលលែងមានមុខសញ្ញាប្រើប្រាស់នៅក្នុងការិយបរិច្ឆេទនៃឆ្នាំថវិកា អាចត្រូវបានលុបចោលដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។
- នៅពេលការវិវត្តនៃចំណូល និងចំណាយស្តែងចេញឱ្យបាត់តុល្យភាពថវិកា រដ្ឋមន្ត្រី ក.ស.ហ.វ. អាចចេញជាប្រកាស ដើម្បីបង្កកមួយចំណែក ឬ ទាំងស្រុងនៃប្រភេទឥណទានថវិកាមួយចំនួនដែលបានអនុម័តនៅក្នុងច្បាប់ហិរញ្ញវត្ថុ។ ក្នុងករណីដែលការបាត់តុល្យភាពនេះមានលក្ខណៈធ្ងន់ធ្ងរ រាជរដ្ឋាភិបាលអាចចេញអនុក្រឹត្យតាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ដោយលុបចោលមួយចំណែក ឬ ទាំងស្រុងនៃប្រភេទឥណទានថវិកាមួយចំនួនដែលបានអនុម័តក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ការលុបឥណទាននេះ ជាកម្មវត្ថុនៃការអនុម័តដោយច្បាប់ទូទាត់ថវិកា។

- ក្នុងករណីមានតម្រូវការចាំបាច់ ដើម្បីអន្តរាគមន៍ ឬ ដោះស្រាយបញ្ហាប្រឈមដែលបង្កដោយគ្រោះអាសន្ន និងគ្រោះមហន្តរាយ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ ដោយផ្អែកលើរបាយការណ៍របស់ រដ្ឋមន្ត្រី ក.ស.ហ.វ. នាយករដ្ឋមន្ត្រីអាចចេញអនុក្រឹត្យ ដើម្បីផ្ទេរឥណទានថវិកាពីមួយទៅមួយរវាង ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្ទេរឥណទាន នៅផ្ទៃក្នុងថវិការបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោម ជាតិ ដោយអនុញ្ញាតឱ្យកែប្រែមុខចំណាយ និងបែងចែកឥណទានថវិកាដែលផ្ទេរនេះឡើងវិញ និង បន្ថែមឥណទានថវិកា ដើម្បីប្រើប្រាស់តាមករណីចាំបាច់នីមួយៗ។ ការផ្ទេរ និងការបន្ថែមឥណទាន ថវិកានេះ ជាកម្មវត្ថុនៃការអនុម័តដោយច្បាប់ហិរញ្ញវត្ថុកែតម្រូវ នៅពេលដែលស្ថានភាពសេដ្ឋកិច្ច សង្គមទាំងនេះ ត្រូវបានចប់សព្វគ្រប់។ ប្រសិនបើច្បាប់ហិរញ្ញវត្ថុកែតម្រូវនេះមិនអាចធ្វើទៅកើតក្នុងការិយ- បរិច្ឆេទនៃឆ្នាំថវិកាដែលកើតមានព្រឹត្តិការណ៍ ការផ្ទេរ និងការបន្ថែមឥណទានទាំងនេះជាកម្មវត្ថុនៃ និយ័តការរូបនីយកម្មក្នុងច្បាប់ទូទាត់ថវិកានៃឆ្នាំអនុវត្ត។

បន្ថែមលើនីតិវិធីគោលខាងលើ, ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវអនុវត្តតាមនីតិវិធីជាក់- លាក់ ដូចមានក្នុងគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី, សាវចរណែនាំរបស់ ក.ស.ហ.វ. ស្តីពីការ អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ, និងនីតិវិធីអនុវត្តការងារដែលមានជាធរមាន ក្នុងការវិភាជ ថវិកា ក្នុងនោះរួមទាំងជំហានក្នុងការអនុវត្តក្នុង FMIS ផងដែរ។

៥.៣.២. ការរៀបចំ និងការអនុវត្តកម្មវិធីចំណូល ចំណាយ

ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំគម្រោងកម្មវិធីចំណូល ចំណាយប្រចាំត្រីមាស សម្រាប់រយៈពេលពេញ ១ ឆ្នាំ ដែលមានបែងចែកលម្អិតទៅតាមខែ ទៅតាមគំរូដែលរៀបចំឡើងដោយ ក.ស.ហ.វ. ដោយឈរលើមូលដ្ឋាននៃតម្រូវការជាក់ស្តែង ទៅតាមប្រតិទិននៃផែនការសកម្មភាពការងារ និងផែនការលទ្ធកម្ម និងក្នុងក្របខ័ណ្ឌនៃឥណទានថវិកាដែលត្រូវបានកំណត់ដោយច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ អាណាប័ក ត្រូវបោះផ្សាយ អាណត្តិបើកប្រាក់ក្នុងរង្វង់នៃកម្មវិធីចំណូល ចំណាយប្រចាំត្រីមាសរបស់ខ្លួន។ ក្នុងករណីដែលអាណត្តិបើកប្រាក់ លើសពីរង្វង់នៃកម្មវិធីចំណូល ចំណាយប្រចាំត្រីមាស អាណាប័កត្រូវស្នើសុំបន្ថែមក្នុងកម្មវិធីចំណូល ចំណាយទៅ ក.ស.ហ.វ.។ វិធាន និងនីតិវិធីនៃការរៀបចំ ការកែសម្រួល និងការតាមដានការអនុវត្តកម្មវិធីចំណូល ចំណាយ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ទន្ទឹមនេះ, ក្រសួង ស្ថាប័ន ត្រូវពង្រឹងការរៀបចំកម្មវិធី ចំណូល ចំណាយឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្សារភ្ជាប់ទៅនឹងផែនការសមិទ្ធកម្ម ដើម្បីធានាប្រសិទ្ធភាពនៃការ អនុវត្តថវិការបស់ខ្លួន។

ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល មិនអាចអនុវត្តចំណាយលើសពីឥណទានថវិកា ដែលបានបែងចែក និងវិភាជ សម្រាប់ជំពូក គណនី និងអនុគណនី និងសម្រាប់កម្មវិធី អនុកម្មវិធី និងចង្កោម សកម្មភាពនីមួយៗបានទេ រៀបរៀងតែមានបដិប្បញ្ញត្តិ ដែលចែងក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

ក្រសួង ស្ថាប័ន ត្រូវធ្វើគម្រោងកម្មវិធីចំណូល ចំណាយទៅ ក.ស.ហ.វ. (អគ្គនាយកដ្ឋានថវិកា)។

មន្ទីរជំនាញរាជធានី ខេត្ត ត្រូវធ្វើកម្មវិធីចំណូល ចំណាយដែលបានរៀបចំ÷

- មួយច្បាប់ទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបូកសរុប រួចផ្ញើមកអគ្គនាយកដ្ឋានថវិកា
- មួយច្បាប់ទៅក្រសួង ស្ថាប័នសាមី។

ផ្អែកតាមកម្មវិធីចំណូល ចំណាយដែលស្នើដោយក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត, ក.ស.ហ.វ. ត្រូវពិនិត្យ និងវាយតម្លៃលើអាទិភាពនៃតម្រូវការ និងលទ្ធភាពចំណូល ដើម្បីដាក់ចេញជាកម្មវិធីចំណូល ចំណាយ ប្រចាំត្រីមាសទៅតាមមាតិកាថវិកាសម្រាប់ការអនុវត្ត។ ការរៀបចំ ការអនុវត្ត និងការតាមដានការអនុវត្តកម្មវិធី ចំណូល ចំណាយប្រចាំត្រីមាស ត្រូវអនុវត្តតាមនីតិវិធីគោល ដូចខាងក្រោម៖

- ការរៀបចំ៖ ក្រសួង ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវផ្ញើនូវរបាយការណ៍អនុវត្ត និងគម្រោង កម្មវិធីចំណូល ចំណាយប្រចាំត្រីមាស ជូនអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិទៅ តាមពេលវេលាកំណត់។ អគ្គនាយកដ្ឋានថវិកា ត្រូវរៀបចំប្រកាសកម្មវិធីចំណូល ចំណាយសម្រាប់ ត្រីមាសបន្ទាប់របស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញ ដោយចម្លងជូនអគ្គនាយកដ្ឋានរតនាគារជាតិ។
- ការអនុវត្ត៖ អាណាប័ក ត្រូវបោះផ្សាយអាណត្តិបើកប្រាក់ក្នុងរង្វង់នៃកម្មវិធីចំណូល ចំណាយប្រចាំ ត្រីមាសរបស់ខ្លួន។ ទន្ទឹមនេះ, ការចុះទិដ្ឋាការលើអាណត្តិបើកប្រាក់ដោយអភិបាលថវិកា និងការបើក ផ្តល់សាច់ប្រាក់ដោយអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី ខេត្ត ត្រូវស្ថិតក្នុងកម្រិតនៃ កម្មវិធីចំណូល ចំណាយ និងសាច់ប្រាក់ប្រចាំត្រីមាសនេះប៉ុណ្ណោះ។
- ការតាមដានការអនុវត្ត៖ ក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយក ដ្ឋានគោលនយោបាយ, និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវអនុវត្តការងារក្នុងការរៀបចំ, ធ្វើ, និង ត្រួតពិនិត្យរបាយការណ៍នានា ទៅតាមការកំណត់ជាធរមាន។

បន្ថែមលើនីតិវិធីគោលខាងលើ ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវអនុវត្តតាមនីតិវិធីជាក់លាក់ ដូចមានក្នុងគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន។

៥.៤. ការអនុវត្តចំណូលថវិកា

ការអនុវត្តចំណូលថវិកាជាតិគ្របដណ្តប់ទាំងចំណូលសារពើពន្ធ, ចំណូលមិនមែនសារពើពន្ធ, និងចំណូល ផ្សេងៗ។ ការអនុវត្តចំណូលត្រូវជម្រះ និងប្រមូលតាមវិធាន នីតិវិធី និងចំណាត់ថ្នាក់នៃមាតិកាថវិកា ស្របតាម បទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ, ប្រភេទនៃធនធាននីមួយៗ ត្រូវធ្វើចំណាត់ថ្នាក់ជាជំពូក គណនី អនុគណនី និងអាចលម្អិត ជាងនេះទៀត ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

៥.៤.១. ចំណូលសារពើពន្ធ

ចំណូលសារពើពន្ធរួមមាន ចំណូលសារពើពន្ធក្នុងស្រុក និងចំណូលសារពើពន្ធលើពាណិជ្ជកម្មអន្តរជាតិ និងចំណូលសារពើពន្ធដទៃទៀត។ ចំណូលសារពើពន្ធមិនអាចប្រមូលតាមយន្តការនៃរដ្ឋទេយ្យចំណូលបានទេ លើកលែងតែមានបទប្បញ្ញត្តិដែលយល់ព្រមដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។

- **ចំណូលសារពើពន្ធក្នុងស្រុក**

ចំណូលសារពើពន្ធក្នុងស្រុក ជាចំណូលទទួលបានពីការបង់ពន្ធអាករ និងទោសទណ្ឌពីការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំ អនុវត្ត និងតាមដានជាប្រចាំនូវកម្មវិធីចំណូលពន្ធដារប្រចាំត្រីមាស ដែលមានការបែងចែកលម្អិតទៅតាមខែ។ អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តនូវវិធានការគោលនយោបាយ និងវិធានការរដ្ឋបាលសារពើពន្ធ ដូចមានចង្អុលបង្ហាញក្នុងសារាចរណែនាំរបស់ ក.ស.ហ.វ. ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

- **ចំណូលសារពើពន្ធលើពាណិជ្ជកម្មអន្តរជាតិ**

ចំណូលសារពើពន្ធលើពាណិជ្ជកម្មអន្តរជាតិ ជាចំណូលទទួលបានពីការបង់ពន្ធ អាករ និងកម្រៃផ្សេងៗ លើការនាំចូលនិងការនាំចេញ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវរៀបចំ អនុវត្ត និងតាមដានជាប្រចាំនូវកម្មវិធីចំណូលគយនិងរដ្ឋាករប្រចាំត្រីមាស ដែលមានការបែងចែកលម្អិតទៅតាមខែ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវអនុវត្តនូវវិធានការគោលនយោបាយពន្ធ និងអាករ, វិធានការរដ្ឋបាល និងបច្ចេកទេសគយ, និងវិធានការកិច្ចសម្រួលពាណិជ្ជកម្ម ដូចមានចង្អុលបង្ហាញក្នុងសារាចរណែនាំរបស់ ក.ស.ហ.វ. ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ជារួម, ការបង្កើត ការកែប្រែ ការលុបចោល ការយក ការកំណត់អត្រា ការកំណត់មូលដ្ឋានគិត ការលើកលែង និងការធ្វើសម្បទានពន្ធ និងអាករ ព្រមទាំងវិធាននៃការដោះស្រាយវិវាទសារពើពន្ធ ត្រូវកំណត់ក្នុងច្បាប់។ គ្មានបទប្បញ្ញត្តិច្បាប់ ឬ ក្រោមច្បាប់ណាមួយ ទោះជាប្រភេទណាក៏ដោយ គ្មានកិច្ចព្រមព្រៀងអន្តរជាតិណាមួយ ដែលអាចធ្វើឱ្យមានការប្រែប្រួលនាំមកនូវការបាត់បង់ចំណូលសារពើពន្ធនោះឡើយ។ ករណីខាងលើអាចប្រព្រឹត្តទៅបានលុះត្រាតែអនុវត្តតាមទម្រង់ច្បាប់ជាធរមាន ក្រោយពីមានយោបល់ឯកភាពពីរដ្ឋមន្ត្រី ក.ស.ហ.វ.។ ការប្រមូល និងការត្រួតពិនិត្យចំណូលសារពើពន្ធ ត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ ក.ស.ហ.វ.។ ខ្លឹមសារលម្អិតពាក់ព័ន្ធចំណូលសារពើពន្ធយោងជំពូកទី៦ ស្តីពីការគ្រប់គ្រងចំណូលសារពើពន្ធ។

៥.៤.២. ចំណូលមិនមែនសារពើពន្ធ

ចំណូលមិនមែនសារពើពន្ធរួមមាន ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ចំណូលពីសេវាសាធារណៈ ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម និងចំណូលមិនមែនសារពើពន្ធផ្សេងទៀតដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចំណូលមិនមែនសារពើពន្ធមួយចំនួន អាចប្រមូលបានតាមយន្តការនៃរដ្ឋទេយ្យចំណូលបាន។ វិធាននិងនីតិវិធីនៃការគ្រប់គ្រងរដ្ឋទេយ្យចំណូល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំ អនុវត្ត និងតាមដានជាប្រចាំនូវកម្មវិធីចំណូលប្រចាំត្រីមាស ដោយបែងចែកលម្អិតតាមខែ ដោយផ្អែកលើក្របខ័ណ្ឌ និងឯកសារគតិយុត្តជាធរមាន រួមទាំងកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ, កិច្ចសន្យាសម្បទាន, និងប្រកាសស្តីពីកម្រៃសាធារណៈ។ ក្រសួង ស្ថាប័ន និងមន្ទីរ

ជំនាញរាជធានី ខេត្ត ត្រូវអនុវត្តតាមវិធានការនានា ដូចមានចង្អុលបង្ហាញក្នុងសារាចរណែនាំរបស់ ក.ស.ហ.វ. ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ការប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវ បង់ចំណូលមិនមែនសារពើពន្ធទាំងអស់ចូលក្នុងគណនីទោលរតនាគារ ដោយមិនត្រូវប្រើប្រាស់ចំណែកណាមួយ នៃប្រាក់ចំណូល យកទៅកាត់កងដោយត្រង់ជាមួយចំណាយ ឬ រក្សាទុកសម្រាប់ការចំណាយពិសេសណាមួយ ឡើយ លើកលែងតែមានគោលការណ៍អនុញ្ញាតដោយរាជរដ្ឋាភិបាល តាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ខ្លឹមសារលម្អិតពាក់ព័ន្ធចំណូលមិនមែនសារពើពន្ធយោងជំពូកទី៧ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៥.៤.៣. ចំណូលផ្សេងៗ

ចំណូលផ្សេងៗ រួមបញ្ចូលទាំងចំណូលបានមកពីទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង ហិរញ្ញប្បទានឥតសំណង ការសងវិញនូវប្រាក់ឱ្យគេខ្ចី និងចំណូលផ្សេងៗដទៃទៀត។

ចំណូលពាក់ព័ន្ធថវិកាដៃគូ ត្រូវយោងអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់នីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។

ចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗ ត្រូវបានជម្រះ និងប្រមូលតាមវិធាន នីតិវិធី និងចំណាត់ថ្នាក់នៃមាតិកាថវិកា ស្របតាមបទប្បញ្ញត្តិជាធរមាន។

៥.៥. ការអនុវត្តចំណាយថវិកា

បន្ទុកថវិការបស់រដ្ឋមាន ចំណាយចរន្ត និងចំណាយមូលធន ដែលត្រូវបែងចែកជា ៦ ប្រភេទ ដូចជា៖

- ១- **បន្ទុកបុគ្គលិក** រួមមាន ចំណាយលើបៀវត្ស ប្រាក់បំណាច់និងប្រាក់ឧបត្ថម្ភផ្សេងៗ ប្រាក់វិភាជន៍សង្គម វិភាគទានសង្គម និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
- ២- **ចំណាយប្រតិបត្តិការ** រួមមាន ចំណាយលើការទិញទំនិញ ការជួសជុលថែទាំ និងការជួលសេវា ដើម្បី ទទួលបាននូវមធ្យោបាយនិងសេវាផ្សេងៗ បម្រើឱ្យសកម្មភាពរបស់រដ្ឋ។
- ៣- **បន្ទុកហិរញ្ញវត្ថុ** រួមមាន ចំណាយលើការប្រាក់ និងបន្ទុកពាក់ព័ន្ធផ្សេងៗនៃបំណុលសាធារណៈក្នុង ប្រទេស និងក្រៅប្រទេស។
- ៤- **ចំណាយវិនិយោគ** រួមមាន ចំណាយលើការទទួលបាននូវទ្រព្យសកម្មរយៈពេលវែង ទាំងរូបិយ និងអរូបិយ ព្រមទាំងទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង។
- ៥- **ការផ្ទេរ** រួមមាន៖
 - ចំណាយអន្តរាគមន៍ ដូចជា ចំណាយលើការផ្តល់អត្ថប្រយោជន៍សង្គម ចំណាយអន្តរាគមន៍ផ្នែក សង្គម សេដ្ឋកិច្ច និងវប្បធម៌
 - ចំណាយឧបត្ថម្ភធន ដោយមានភ្ជាប់លក្ខខណ្ឌ និងគ្មានលក្ខខណ្ឌទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

- ចំណាយឧបត្ថម្ភធនទៅគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ចំណាយឧបត្ថម្ភធនទៅសហគ្រាសសាធារណៈ
- ការផ្តល់អំណោយ
- ចំណាយឧបត្ថម្ភធនផ្សេងៗ។


៦- ចំណាយផ្សេងៗ រួមមាន ចំណាយលើពន្ធ និងអាករដែលបង់ដោយរដ្ឋ ចំណាយមិនទាន់បែងចែកមាន មុខសញ្ញា ចំណាយមិនបានគ្រោងទុក និងចំណាយដទៃទៀត។

ប្រភេទចំណាយនីមួយៗ ត្រូវធ្វើចំណាត់ថ្នាក់ជាជំពូក គណនី អនុគណនី ដោយប្រកាសរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ។

ប្រសិនបើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំមិនត្រូវបានអនុម័តមុនថ្ងៃទី០១ ខែមករា នៃឆ្នាំការិយបរិច្ឆេទ ទេនោះ ថវិកាឆ្នាំមុនដូចខាងក្រោម ត្រូវបានបន្តដោយស្របច្បាប់៖

- ចំណាយចរន្តថវិការដ្ឋ តាមក្របខ័ណ្ឌនៃឥណទានថវិកាឆ្នាំមុន ដោយគិតតាមវិធីមួយភាគដប់ពីរជា បណ្តោះអាសន្នក្នុងខែនីមួយៗ រហូតដល់ថវិកាថ្មីត្រូវបានអនុម័ត
- ចំណាយវិនិយោគ ក្នុងកម្រិតឥណទានទូទាត់ដែលទំនេរនៃក្របខ័ណ្ឌឥណទានថវិកាឆ្នាំមុន ហើយអាច លើសពីនេះក្នុងករណីចាំបាច់ ដោយមិនឱ្យការទូទាត់នោះលើសពីកម្រិតឥណទានភ្ជាប់សន្យា ដែលបាន អនុម័តក្នុងថវិកាឆ្នាំមុន។

ដ្យាក្រាម ៥.២. បរិបទចំណាយ និងនីតិវិធីសំខាន់ៗនៃការអនុវត្តចំណាយ



៥.៥.១. នីតិវិធីសម្រាប់អនុវត្តចំណាយចរន្ត

ការអនុវត្តចំណាយចរន្តមាននីតិវិធី ២ ប្រភេទធំៗគឺ ១) ចំណាយមិនតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្ម និង ២) ចំណាយតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្ម។

៥.៥.១.១. ចំណាយចរន្តមិនតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្ម

ការអនុវត្តចំណាយមិនតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្មមាននីតិវិធី ២ ប្រភេទធំៗគឺ ១) ចំណាយមិនតម្រូវឱ្យមានទិដ្ឋាការធានាចំណាយ និង ២) ចំណាយចរន្តតម្រូវឱ្យមានទិដ្ឋាការធានាចំណាយ។

១. ចំណាយមិនតម្រូវឱ្យមានទិដ្ឋាការធានាចំណាយ

ចំណាយមួយចំនួនមិនតម្រូវឱ្យមានទិដ្ឋាការធានាចំណាយពីអ្នកត្រួតពិនិត្យថវិកា មានជាអាទិ៍៖


- ចំណាយមានគោលការណ៍ និងគោលរបបច្បាស់លាស់
- ចំណាយតាមរដ្ឋទេយ្យបុណ្យប្រទាន
- ចំណាយតាមយន្តការកិច្ចព្រមព្រៀងសាជីវកម្ម
- ចំណាយមានហានិភ័យទាប។

ចំពោះចំណាយមិនតម្រូវឱ្យមានទិដ្ឋាការធានាចំណាយពីអ្នកត្រួតពិនិត្យថវិកាខាងលើ អាណាប័កត្រូវបោះផ្សាយអាណត្តិបើកប្រាក់ដោយភ្ជាប់ដីកាអម និងលិខិតយុត្តិការពាក់ព័ន្ធនឹងមុខចំណាយ ឬ កម្មវត្ថុនៃការចំណាយ ដើម្បីសុំការផ្តល់ទិដ្ឋាការលើអាណត្តិបើកប្រាក់ពីអ្នកត្រួតពិនិត្យថវិកា មុននឹងបញ្ជូនទៅគណនេយ្យករសាធារណៈដើម្បីផ្ទៀងផ្ទាត់ និងបើកផ្តល់។ មុខសញ្ញាជាក់ស្តែង និងនីតិវិធីអនុវត្តនៃចំណាយខាងលើនេះ ត្រូវកំណត់ដោយប្រកាសរបស់ ក.ស.ហ.វ.។

២. ចំណាយចរន្តតម្រូវឱ្យមានទិដ្ឋាការធានាចំណាយ

ចំណាយក្រៅពីចំណាយក្នុងចំណុចពាក់ព័ន្ធនឹងចំណាយមិនតម្រូវឱ្យមានទិដ្ឋាការធានាចំណាយខាងលើ គឺជាកម្មវត្ថុនៃការផ្តល់ទិដ្ឋាការធានាចំណាយជាមុនពីអ្នកត្រួតពិនិត្យថវិកា។

ដ្យាក្រាម ៥.៣. ដំណាក់កាលសំខាន់ៗនៃចំណាយដែលតម្រូវឱ្យមានការធានាចំណាយ



ក. ការធានាចំណាយ

ការធានាចំណាយ គឺជាប្រតិបត្តិការដែលរដ្ឋបង្កើត ឬ ទទួលស្គាល់កាតព្វកិច្ចរបស់ខ្លួន ដែលនឹងនាំឱ្យមានចំណាយថវិកា។ ការធានាចំណាយរក្សាទុកឥណទានថវិកា សម្រាប់ធ្វើការទូទាត់នៅពេលក្រោយស្របតាមបទប្បញ្ញត្តិជាធរមាន។ ការធានាចំណាយ ត្រូវស្ថិតក្នុងរង្វង់ឥណទានថវិកា ដែលបានអនុម័តដោយច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងត្រូវផ្អែកតាមផែនការសកម្មភាពនៃកម្មវិធីដែលបានគ្រោង ដើម្បីសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ដំណើរការធានាចំណាយត្រូវចាប់ផ្តើមឡើងពីអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលជាប្រតិបត្តិករកម្មវិធី អនុកម្មវិធី ឬ ចង្កោមសកម្មភាពនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតយុត្តិការពាក់ព័ន្ធ។

ការស្នើសុំទិដ្ឋភាពធានាចំណាយត្រូវបានអនុញ្ញាតឱ្យមានមួយមុខសញ្ញាចំណាយ ឬ អាចប្រមូលផ្តុំមុខសញ្ញាចំណាយ ឬ អង្គភាពថវិកាច្រើន តាមសកម្មភាពការងារជាក់ស្តែង ដោយត្រូវភ្ជាប់មកជាមួយនូវគម្រោងចំណាយដែលបញ្ជាក់ពីតម្រូវការចំណាយប្រភេទចំណាយ តាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងតាមចំណាត់ថ្នាក់កម្មវិធីនៃមាតិកាថវិកា ព្រមទាំងកំណត់ពេលនៃការអនុវត្តសកម្មភាព ឬ គម្រោង។ ក្នុងករណីនេះ, ការស្នើសុំចំណាយត្រូវមានភ្ជាប់តារាងបែងចែកតម្រូវការរបស់អង្គភាពថវិកានីមួយៗ និងភ្ជាប់លិខិតយុត្តិការពាក់ព័ន្ធមកជាមួយ និងបែងចែកទៅតាមមាតិកាថវិកា មានកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព និងជំពូក គណនី និងអនុគណនី។

ក្រោយពីការធានាចំណាយ អាណាប័កត្រូវរក្សាទុកឥណទានថវិកាសម្រាប់ទូទាត់ ក្រោយពីសេវាបានបំពេញតាមនីតិវិធីត្រឹមត្រូវ។

អ្នកត្រួតពិនិត្យថវិកាអាចបដិសេធ ឬ ព្យួរទុកទាំងស្រុង ឬ ផ្នែកខ្លះនៃការស្នើសុំចំណាយរបស់អាណាប័កក្នុងករណីពិនិត្យឃើញថា មានកំហុសឆ្គងលើការស្នើសុំនោះ ហើយអ្នកត្រួតពិនិត្យថវិកាមិនទទួលបានការឆ្លើយតប ឬ ការពន្យល់សមស្របពីអាណាប័ក។ អ្នកត្រួតពិនិត្យថវិកា ត្រូវបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់អំពីការខូចខាតទាំងនោះ រួចបញ្ជូនទៅអាណាប័កវិញ។ ក្នុងករណីនេះ ការអនុវត្តចំណាយមិនអាចចាប់ផ្តើមបានទេ។

ក្នុងករណីមានតម្រូវការបន្ថែម ឬ លុបចោល ឬ កែប្រែផ្នែកខ្លះ ឬ ទាំងស្រុងនៃទិដ្ឋភាពចំណាយដែលផ្តល់រួចហើយ អាណាប័កត្រូវស្នើសុំមកអ្នកត្រួតពិនិត្យថវិកា ដើម្បីពិនិត្យ និងសម្រេច។ ក្នុងករណីអាណាប័កអនុវត្តប្រាសចាកពីស្ថានភាពដែលបានផ្តល់ជូន អ្នកត្រួតពិនិត្យថវិកាមាននីតិសម្បទាក្នុងការស្នើឱ្យអាណាប័កកែតម្រូវការអនុវត្តរបស់ខ្លួន ឬ រាយការណ៍ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. ដើម្បីស្នើសុំវិធានការតាមការចាំបាច់។

ខ. ការជម្រះបញ្ជីចំណាយ

ដំណាក់កាលជម្រះបញ្ជីចំណាយ គឺជាដំណាក់កាលដែលក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់អំពីភាពពិតប្រាកដនៃបំណុល កំណត់ទឹកប្រាក់ចំណាយ បញ្ជាក់ថាសេវាបានបំពេញចប់សព្វគ្រប់ ប្រមូលសក្ខីបត្រ រៀបចំរបាយការណ៍ចំណាយ ផ្ទៀងផ្ទាត់កិច្ចសន្យាកំណត់ហេតុប្រគល់ទទួល វិក្កយបត្រពីអ្នកផ្គត់ផ្គង់ លិខិតយុត្តិការពាក់ព័ន្ធ និងដោយអនុលោមតាមទិដ្ឋភាពធានាចំណាយ ព្រមទាំងបទប្បញ្ញត្តិជាធរមាន បន្ទាប់ពីដំណាក់កាលអនុវត្តកិច្ចលទ្ធកម្ម ឬ សកម្មភាពត្រូវបានអនុវត្តរួចរាល់។

គ. អាណាប័ណ្ណ

អាណាប័ណ្ណ គឺជាការចេញប័ណ្ណបញ្ជាចំណាយដោយអាណាប័ក ដើម្បីទូទាត់ចំណាយ ស្របតាមលទ្ធផលនៃកិច្ចជម្រះបញ្ជីចំណាយ។ អាណាប័ណ្ណអាចមានទម្រង់ជាអាណត្តិបើកប្រាក់ ឬ ទម្រង់ផ្សេងទៀត។ អាណាប័ណ្ណត្រូវផ្តល់ទិដ្ឋភាពពីអ្នកត្រួតពិនិត្យថវិកា។

អាណាប័ណ្ណដែលចេញដោយអាណាប័ក សម្រាប់ថវិកាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងអង្គភាពក្រោមឱវាទនៅថ្នាក់កណ្តាល ដែលបានទទួលទិដ្ឋភាពពីអ្នកត្រួតពិនិត្យថវិកា ត្រូវបញ្ជូនទៅគណនេយ្យកររតនាគារកណ្តាល។

អាណាប័ណ្ណដែលចេញដោយអាណាប័កសម្រាប់ថវិកាមន្ទីរជំនាញនៅថ្នាក់មូលដ្ឋាន និងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានទទួលទិដ្ឋភាពពីអ្នកត្រួតពិនិត្យថវិកា ត្រូវបញ្ជូនទៅគណនេយ្យកររតនាគាររាជធានី ខេត្ត។

អ្នកត្រួតពិនិត្យថវិកាអាចបដិសេធផ្តល់ទិដ្ឋភាពលើអាណាប័ណ្ណក្នុងករណីពិនិត្យឃើញថា ការអនុវត្តថវិកា របស់អាណាប័ណ្ណមានភាពមិនប្រក្រតី និង/ឬ មិនមានអនុលោមភាពជាមួយនឹងទិដ្ឋភាពដែលបានផ្តល់ជូនដោយ អ្នកត្រួតពិនិត្យថវិកា។ ក្នុងករណីចាំបាច់ អ្នកត្រួតពិនិត្យថវិកាអាចរាយការណ៍ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. ដើម្បីស្នើសុំ វិធានការ។

ដំណាក់កាលអាណាប័ណ្ណអាចត្រូវលើកលែងការត្រួតពិនិត្យដោយអ្នកត្រួតពិនិត្យថវិកា ក្នុងករណីពិនិត្យ ឃើញថា ក្រសួង ស្ថាប័នមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមានប្រសិទ្ធភាព និងជាក្រសួង ស្ថាប័ន ដែលត្រូវបានកំណត់ ថាមានហានិភ័យទាប។ ក.ស.ហ.វ. ត្រូវពិនិត្យវាយតម្លៃក្រសួង ស្ថាប័ន ដើម្បីលើកលែងការត្រួតពិនិត្យដំណាក់- កាលនេះ តាមការចាំបាច់។

ឃ. ការទូទាត់

ការទូទាត់ គឺជាកិច្ចប្រតិបត្តិការដោះស្រាយបំណុលដោយរដ្ឋ។ ការទូទាត់អាចដោះស្រាយបំណុលបាន លុះត្រាតែការ ទូទាត់ត្រូវបានធ្វើឡើងជាគុណប្រយោជន៍ផ្ទាល់ដល់ឥណទាន ឬ អ្នកតំណាងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ការទូទាត់ពុំអាចធ្វើទៅបានមុនរយៈពេលត្រូវសងបំណុល ឬ មុនពេលសេវាបានបំពេញតាមនីតិវិធីត្រឹមត្រូវ ឬ មុន មានគោលការណ៍សម្រេចណាមួយបានឡើយ លើកលែងតែមានការអនុញ្ញាតពីរដ្ឋមន្ត្រី ក.ស.ហ.វ.។ ការទូទាត់ រួមមាន ការទូទាត់ថវិកា និងការទូទាត់សាច់ប្រាក់។ គណនេយ្យករសាធារណៈ ត្រូវទូទាត់ថវិកាបន្ទាប់ពីបានធ្វើការ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការអនុវត្តថវិកា ស្របតាមបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ។ ការទូទាត់សាច់ប្រាក់ អាចធ្វើឡើងតាមរូបភាពជាមូលប្បទានបត្រ ឬ ដោយការបង្វែរ។

ក្នុងករណីដែលពិនិត្យឃើញថា មានភាពមិនប្រក្រតីនៃការអនុវត្តថវិកា គណនេយ្យករសាធារណៈត្រូវព្យួរ ទុកការទូទាត់ និងត្រូវជូនដំណឹងទៅអាណាប័ណ្ណ ដើម្បីធ្វើការបំភ្លឺ ឬ កែតម្រូវ ព្រមទាំងចម្លងជូនអ្នកត្រួតពិនិត្យថវិកា ស្របតាមបទបញ្ញត្តិជាធរមាន។ ក្នុងករណីដែលអាណាប័ណ្ណជាលាយលក្ខណ៍អក្សរឱ្យគណនេយ្យករសាធារណៈ ធ្វើការទូទាត់ក្រោមការទទួលខុសត្រូវរបស់អាណាប័ណ្ណ គណនេយ្យករសាធារណៈ ត្រូវរាយការណ៍ជាបន្ទាន់ជូន រដ្ឋមន្ត្រី ក.ស.ហ.វ. ដើម្បីស្នើសុំវិធានការ។

គណនេយ្យករសាធារណៈ ត្រូវបដិសេធជាមិនអាចបញ្ជាទាមទារបង្ខំការទូទាត់ក្នុងករណីជាអាទិ៍ ដូចខាងក្រោម៖

- ភាពមិនទំនេរនៃឥណទានថវិកា
- ពុំមានទិដ្ឋភាពរបស់អ្នកត្រួតពិនិត្យថវិកាលើអាណត្តិបើកប្រាក់ ស្របតាមបទបញ្ញត្តិជាធរមាន
- ពុំមានលិខិតយុត្តិកម្មគ្រប់គ្រាន់ និងការបញ្ជាក់អំពីសេវាបានបំពេញ
- លក្ខណៈមិនឱ្យរួចបំណុលនៃការទូទាត់។

ក្នុងករណីបដិសេធបញ្ជាទាមទារបង្ខំការទូទាត់ គណនេយ្យករសាធារណៈ ត្រូវរាយការណ៍ជាបន្ទាន់ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. ដើម្បីធ្វើការសម្របសម្រួលជាមួយអាណាប័ណ្ណដែលមានការពាក់ព័ន្ធ។

៥.៥.១.២. ចំណាយចរន្តតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្ម

មុខសញ្ញាចំណាយចរន្តដែលតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្មមាន ការទិញ, ការជួសជុល, និងការជួលសេវាកម្ម ក្នុងជំពូក៦០ ជំពូក៦១ ជំពូក៦២ និងជំពូក៦៥ ដូចមានចែងក្នុងនីតិវិធី និងបទបញ្ញត្តិជាធរមាន។ ការចំណាយ

នេះត្រូវអនុវត្តទៅតាមដំណាក់កាល ៥ សំខាន់ៗរួមមាន ការធានាចំណាយ, ការអនុវត្តកិច្ចលទ្ធកម្ម, ការជម្រះបញ្ជី ចំណាយ, អាណាប័ណ្ណ, និងការទូទាត់។

ដ្យាក្រាម ៥.៤. ដំណាក់កាលសំខាន់ៗនៃចំណាយចរន្តដែលតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្ម



នីតិវិធីនៃការធានាចំណាយ, ការជម្រះបញ្ជីចំណាយ, អាណាប័ណ្ណ, និងការទូទាត់មានលក្ខណៈដូចគ្នានឹង បំណុល ២. ចំណាយចរន្តតម្រូវឱ្យមានទិដ្ឋភាពការធានាចំណាយ ខាងលើ។

ដំណាក់កាលនៃការអនុវត្តកិច្ចលទ្ធកម្ម ត្រូវអនុវត្តតាមផែនការលទ្ធកម្មដែលបានរៀបចំ និងអនុម័តនៅក្នុង ដំណាក់កាលនៃការរៀបចំថវិកា បន្ទាប់ពីមានការធានាចំណាយ។ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ត្រូវធ្វើតាម នីតិវិធីជាធរមានដូចមានចែងនៅក្នុងជំពូកទី៨ ស្តីពីលទ្ធកម្មសាធារណៈ និងវិធានដាក់លាក់ដែលចង្អុលបង្ហាញក្នុង សារាចរណែនាំរបស់ ក.ស.ហ.វ. ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ រាល់ការចំណាយ ថវិការដ្ឋ សម្រាប់ការទិញ ការសាងសង់ ការជួសជុល ការជួលសេវា ត្រូវអនុលោមតាមវិធាន និងនីតិវិធី ដែល កំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈដែលមានជាធរមាន។

ទំនិញ និងសេវាដែលក្រសួង ស្ថាប័ន បានទទួលហើយ ត្រូវបែងចែកផ្ទាល់ជូនអង្គភាពថវិកានីមួយៗតាម ផែនការ និងត្រូវកត់ត្រាតាមមុខចំណាយ មាតិកាថវិកា និងតាមកម្មវិធី អនុកម្មវិធីដែលអង្គភាពថវិកានោះទទួល អនុវត្ត។ អង្គភាពថវិកាត្រូវកត់ត្រាតាមដានការប្រើប្រាស់សន្និធីនៃទំនិញជាប្រចាំ។

ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត អភិបាលថវិកា និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃ ក.ស.ហ.វ. ត្រូវ អនុវត្តតាមនីតិវិធីអនុវត្តការងារជាធរមាន ក្នុងការប្រគល់/ទទួល ដែលក្នុងនោះ រួមទាំងជំហានក្នុងការអនុវត្តក្នុង FMIS ផងដែរ។

៥.៥.២. នីតិវិធីសម្រាប់អនុវត្តចំណាយមូលធន

ចំណាយមូលធន គឺសម្រាប់ការអនុវត្តកម្មវិធី ការអនុវត្តគម្រោងវិនិយោគ ការចូលរួមភាគកម្ម និងការទូទាត់ បំណុល។ ជំពូកនេះគ្របដណ្តប់តែលើចំណាយមូលធន សម្រាប់ការចំណាយវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយថវិកាថ្នាក់ជាតិជំពូក២១ គម្រោងវិនិយោគផ្ទាល់តែប៉ុណ្ណោះ។ ចំណែកចំណាយមូលធនទាក់ទងនឹងការទូទាត់ បំណុល មាននៅក្នុងជំពូកទី១១ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ និងចំណាយមូលធនពាក់ព័ន្ធនឹងការចូលរួម ភាគកម្ម មាននៅក្នុងជំពូកទី១៧ ស្តីពីសហគ្រាសសាធារណៈ។

ការអនុវត្តចំណាយមូលធន សម្រាប់គម្រោងវិនិយោគមានការពាក់ព័ន្ធជិតស្ទិទនឹងការគ្រប់គ្រងការវិនិយោគ សាធារណៈ។ គម្រោងវិនិយោគសាធារណៈមានច្រើនប្រភេទដូចមានបង្ហាញក្នុងជំពូកទី១០ ស្តីពីការគ្រប់គ្រងការ វិនិយោគសាធារណៈ រីឯការអនុវត្តចំណាយ ក៏នឹងមានលក្ខណៈខុសគ្នាទៅតាមប្រភេទនៃគម្រោងនីមួយៗ។

៥.៥.២.១. គោលការណ៍នៃការអនុវត្តចំណាយមូលធន

ឥណទានចំណាយមូលធន គឺជាឥណទានវិនិយោគដែលត្រូវចែកចេញជាឥណទានភ្ជាប់សន្យា និងឥណទានទូទាត់។ ឥណទានវិនិយោគ កំណត់លើគម្រោង ឬ កម្មវិធីវិនិយោគទាំងឡាយ ដែលរដ្ឋបានផ្ដើមនៅក្នុងឆ្នាំ និងគណនាតម្រូវការចំណាយសរុប ដោយមានសង្គតិភាពទៅនឹងផែនការគម្រោងវិនិយោគរយៈពេលមធ្យម។

ឥណទានភ្ជាប់សន្យា គឺជាឥណទានកំហិតកំណត់ ដែលត្រូវបានអនុញ្ញាតនៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ឱ្យរាជរដ្ឋាភិបាលធ្វើការធានាចំណាយសម្រាប់ប្រតិបត្តិការទាំងស្រុងនៃគម្រោង ឬ កម្មវិធីវិនិយោគដែលបានគ្រោង ដោយមិនអនុញ្ញាតឱ្យមានគ្រោងឥណទានបន្ថែមសម្រាប់បញ្ចប់នោះទេ។ ឥណទានភ្ជាប់សន្យានេះត្រូវមានសង្គតិភាពទៅនឹងក្របខ័ណ្ឌថវិការយៈពេលមធ្យម និងធានាបាននូវចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ឥណទានភ្ជាប់សន្យា ត្រូវដាក់នៅក្រោមអាណាប័កសម្រាប់ចំណាយចាំបាច់ក្នុងការអនុវត្តគម្រោងវិនិយោគ ដែលបានកំណត់នៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ឥណទានភ្ជាប់សន្យាអាចមានតម្លៃគ្មានកំណត់ពេល។ ឥណទាននេះ ត្រូវយោងពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ការលុបបំបាត់ជាដាច់ខាត។

ឥណទានទូទាត់ គឺជាឥណទានប្រើប្រាស់សម្រាប់ចេញបញ្ជាចំណាយដែលជាបន្ទុករបស់រដ្ឋទៅតាមលក្ខខណ្ឌទូទាត់នៃកិច្ចសន្យាគម្រោងវិនិយោគ និងនៅក្នុងកម្រិតនៃឥណទានភ្ជាប់សន្យា។ ឥណទានទូទាត់ ត្រូវដាក់នៅក្រោមអាណាប័កសម្រាប់ចំណាយចាំបាច់ក្នុងការអនុវត្តគម្រោងវិនិយោគ ដែលបានកំណត់នៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ឥណទានទូទាត់ ដែលមិនបានប្រើនៅពេលបិទការគ្រប់គ្រង (បញ្ចប់ឆ្នាំ) ត្រូវបានលុប និងអាចអនុញ្ញាតឥណទានថ្មីសម្រាប់ឆ្នាំបន្ទាប់។

គម្រោង ឬ កម្មវិធីរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត ដែលមិនទាន់បញ្ចប់នៅឆ្នាំអនុវត្ត ឥណទានទូទាត់នៃចំណាយមូលធន ដែលមិនទាន់បានប្រើប្រាស់នៅពេលបិទការគ្រប់គ្រង (បញ្ចប់ឆ្នាំ) អាចអនុញ្ញាតឱ្យយោងជាឥណទានទូទាត់នៅឆ្នាំបន្ទាប់បាន សម្រាប់បញ្ចប់គម្រោង ឬ កម្មវិធីវិនិយោគចាំបាច់។ ឥណទានយោងនៅឆ្នាំបន្ទាប់នេះ ត្រូវសម្រេចដោយអនុក្រឹត្យតាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែមករា នៅឆ្នាំបន្ទាប់។

ឥណទានទូទាត់ដែលអនុញ្ញាតឱ្យយោងនៅឆ្នាំបន្ទាប់ ត្រូវកម្រិតមិនឱ្យលើសពី ១០% រៀងៗគ្នានៃឥណទានចំណាយវិនិយោគថ្នាក់ជាតិប្រចាំឆ្នាំ។ ឥណទានទូទាត់ដែលអនុញ្ញាតឱ្យយោងពីឆ្នាំមុនដែលមិនបានប្រើប្រាស់ក្នុងឆ្នាំបន្ទាប់ ត្រូវទុកជាមោឃៈនៅក្នុងច្បាប់ទូទាត់ថវិកានៃឆ្នាំបន្ទាប់។ ឥណទានដែលអនុញ្ញាតឱ្យយោងនេះ ជាកម្មវត្ថុនៃការកត់ត្រាក្នុងច្បាប់ទូទាត់ថវិកានៃឆ្នាំបន្ទាប់។ វិធាន លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការអនុញ្ញាតឱ្យយោងឥណទានទូទាត់នៅឆ្នាំបន្ទាប់ ត្រូវកំណត់ដោយអនុក្រឹត្យ។

៥.៥.២.២. ជំហានសំខាន់ៗនៃការអនុវត្តចំណាយមូលធន

ការអនុវត្តចំណាយមូលធន ត្រូវអនុវត្តទៅតាមនីតិវិធីលម្អិតដែលមានជាធរមាន ក្នុងនោះដំណាក់កាលចំនួន ៥ សំខាន់ៗ រួមមាន ការធានាចំណាយ, ការអនុវត្តកិច្ចលទ្ធកម្ម, ការជម្រះបញ្ជីចំណាយ, អាណាប័ណ្ណ, និងការទូទាត់។

ដ្យាក្រាម ៥.៥. ដំណាក់កាលសំខាន់ៗនៃចំណាយមូលធន



៥.៥.៣. នីតិវិធីរួមក្នុងការទូទាត់

នីតិវិធីរួមក្នុងការទូទាត់រួមមាន ចំណាយតាមបុរេប្រទាន, ចំណាយតាមរដ្ឋទេយ្យបុរេប្រទាន, ចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន, និងចំណាយតាមនីតិវិធីទូទាត់ត្រង់ និងនីតិវិធីចំណាយផ្សេងទៀត។

៥.៥.៣.១. ចំណាយតាមបុរេប្រទាន

ចំណាយតាមបុរេប្រទានអាចធ្វើបានសម្រាប់ចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ។ ចំណាយចរន្តរួមមានជាអាទិ៍ ចំណាយសម្រាប់ទទួលបានគណៈប្រតិភូបរទេស, ប្រជុំ សិក្ខាសាលា និងសន្និសីទ, ការបំប៉នសិស្សព្វកែ និងកីឡាករ, សម្ភោធសមិទ្ធផលនានា, ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងធារាសាស្ត្រដែលត្រូវអនុវត្តដោយអង្គភាពរដ្ឋ, ការប្រឡងប្រជែង ការប្រកួតកីឡា ពិធីបុណ្យប្រពៃណី បុណ្យជាតិ និងអន្តរជាតិ (ចំណាយសម្រាប់ទិញសម្ភារបរិក្ខារមិនលើសពីហាសិបលានរៀល)។ ចំណាយថវិកាវិនិយោគសាធារណៈ ជាចំណាយសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ ដែលត្រូវអនុវត្តដោយអង្គភាពរដ្ឋ។

អាណាប័កនៃក្រសួង ស្ថាប័ននានា ដែលបានបញ្ជាចំណាយថវិការបស់ខ្លួនតាមរយៈការផ្តល់ប្រាក់បុរេប្រទានត្រូវបំពេញឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវជាលាយលក្ខណ៍អក្សនូវសលាកបត្រគណនេយ្យភាពហិរញ្ញវត្ថុ ដើម្បីអមភ្ជាប់ជាមួយនូវការស្នើសុំប្រាក់សាច់ប្រាក់របស់ថវិកាជាតិតាមបុរេប្រទាន។ អាណាប័កគ្រប់ក្រសួង ស្ថាប័នត្រូវចាត់តាំងរដ្ឋទេយ្យករដែលមានស្រាប់ ដើម្បីទទួលបន្ទុកបន្ថែមក្នុងការតាមដានចំណាយថវិកា និងទទួលខុសត្រូវក្នុងការប្រមូលលិខិតយុត្តិការចំណាយថវិកា/សក្ខីបត្រចំណាយ សម្រាប់រៀបចំធ្វើអាណត្តិនិយ័តកម្ម និងអាណត្តិបើកប្រាក់បង្គប់ទៅតាមចំនួនទឹកប្រាក់ដែលបានកំណត់នៅក្នុងលិខិតបុរេប្រទានថវិកា។ រាល់លិខិតយុត្តិការចំណាយ ត្រូវមានចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់ពីភាពត្រឹមត្រូវរបស់អាណាប័ក ឬ មន្ត្រី ដែលទទួលសិទ្ធិជំនួស។

ក. ចំណាយបុរេប្រទានសម្រាប់ចំណាយចរន្ត

ចំណាយបុរេប្រទានសម្រាប់ចំណាយចរន្ត ត្រូវគោរពគោលការណ៍សំខាន់ៗ ដូចខាងក្រោម៖

- ត្រូវមានឥណទានសល់ទំនេរសម្រាប់កាត់ទុក ដើម្បីធ្វើការទូទាត់ចំណាយ
- ត្រូវលើកការស្នើសុំប្រាក់បុរេប្រទាន ដោយមានភ្ជាប់មកជាមួយនូវគម្រោងចំណាយលម្អិតទៅតាមអនុគណនីនីមួយៗឱ្យបានច្បាស់លាស់ ព្រមទាំងសលាកបត្រកាត់ត្រាចំណាយថវិកា និងត្រួតពិនិត្យហិរញ្ញវត្ថុ ដើម្បីកាត់ទុកឥណទានថវិកាសម្រាប់ធ្វើអាណត្តិនិយ័តកម្ម
- ត្រូវធ្វើការទូទាត់ប្រាក់បុរេប្រទានលើកមុនទៅតាមពេលវេលាកំណត់សិន ទើបអាចលើកការស្នើសុំប្រាក់បុរេប្រទានលើកក្រោយបាន លើកលែងតែការចំណាយប្រាក់បុរេប្រទានលើកមុនត្រូវប្រើពេលវេលាលើសពីមួយខែឡើងទៅ

- ក្នុងករណីជាយថាហេតុណាមួយធ្វើឱ្យប្រាក់បុរេប្រទានឆ្នាំមុនមិនបានទូទាត់ ក្រសួង ស្ថាប័ន ត្រូវកាត់ទុកឥណទានថវិកាឆ្នាំបន្ទាប់ជាមុនសិន ហើយត្រូវរៀបចំធ្វើការទូទាត់ឱ្យបានជ្រះស្រឡះ មុននឹងចាប់ផ្តើមប្រតិបត្តិការថវិកា
- មិនអនុញ្ញាតឱ្យប្រើប្រាស់បុរេប្រទានសាច់ប្រាក់ បើគ្មានឥណទានថវិកាគ្រប់គ្រាន់នោះទេ
- ត្រូវឆ្លងកាត់មន្ត្រីត្រួតពិនិត្យថវិកា ដើម្បីកាត់ទុកឥណទានថវិកា សម្រាប់ធ្វើការទូទាត់ក្រោយពេលគណៈប្រតិភូវិលត្រឡប់ពីបរទេសវិញចំពោះការអនុវត្តផ្តល់បុរេប្រទាន តាមរយៈមូលប្បទានបត្រសម្រាប់ចំណាយទៅចូលរួមការប្រជុំអាស៊ាននៅបរទេស។

ខ. ចំណាយបុរេប្រទានសម្រាប់ចំណាយមូលធន

ចំណាយបុរេប្រទានសម្រាប់ចំណាយមូលធន ត្រូវគោរពគោលការណ៍សំខាន់ៗ ដូចខាងក្រោម៖

- ត្រូវអនុវត្តប្រាក់បុរេប្រទាន សម្រាប់គម្រោងក្នុងក្របខ័ណ្ឌនៃកញ្ចប់ឥណទានអនុញ្ញាតប្រចាំឆ្នាំ។ ក្នុងករណីការអនុវត្តគម្រោង ឬ ការបំពេញនីតិវិធីសម្រាប់គម្រោងមានការយឺតយ៉ាវ ដែលធ្វើឱ្យការទូទាត់បុរេប្រទានមិនអាចធ្វើទាន់នៅក្នុងឆ្នាំ ត្រូវកាត់ទុកឥណទានថវិកាឆ្នាំបន្ទាប់ ដើម្បីធ្វើការទូទាត់ស្មើនឹងទឹកប្រាក់មិនទាន់ទូទាត់នៃគម្រោងទាំងមូល
- ត្រូវមានភ្ជាប់ជាមួយការស្នើសុំបុរេប្រទាននូវគម្រោងចំណាយលម្អិត លើកលែងតែក្នុងករណីចាំបាច់ត្រូវអនុវត្តបន្ទាន់ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដែលគម្រោងចំណាយលម្អិតមិនអាចធ្វើបានភ្លាមៗដោយសារស្ថានភាពទីតាំង ឬ កាលៈទេសៈមិនអំណោយផល
- ក្នុងករណីចាំបាច់តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដែលត្រូវផ្តល់ប្រាក់បុរេប្រទានសម្រាប់អនុវត្តក្នុងក្របខ័ណ្ឌនៃឥណទានឆ្នាំបន្ទាប់ ក្រសួង ស្ថាប័ន ត្រូវកាត់ទុកកញ្ចប់ឥណទាននៃឆ្នាំបន្ទាប់ សម្រាប់អនុវត្តគម្រោងនេះ
- ត្រូវផ្តល់បុរេប្រទានមិនលើសពី ៤០% នៃទឹកប្រាក់គម្រោងសម្រាប់ចំណាយវិនិយោគសាធារណៈ។

ក្នុងករណីបុរេប្រទានដែលទាក់ទងនឹងការផ្គត់ផ្គង់ទំនិញ សំណង់ និងសេវា ត្រូវអនុវត្តតាមនីតិវិធីលទ្ធកម្មសាធារណៈដែលមានចែងជាធរមាន។ នីតិវិធីលម្អិតនៃការផ្តល់បុរេប្រទានមានចែងនៅក្នុងប្រកាស ឬ សាវចរណែនាំរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ។

៥.៥.៣.២. ចំណាយតាមរដ្ឋទេយ្យបុរេប្រទាន

ចំណាយរដ្ឋទេយ្យបុរេប្រទាន គឺជាចំណាយលើដំណើរការរដ្ឋបាលដែលមានលក្ខណៈជាប្រចាំ បន្ទាន់ និងមានចំនួនទឹកប្រាក់តិចតួច ដែលពុំអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់តាមនីតិវិធីទូទាត់ត្រង់បាន ជាអាទិ៍រួមមាន ចំណាយលើការទិញសម្ភារៈតិចតួច និងសេវាកម្មតូចតាច ជាដើម។ ការបង្កើតរដ្ឋទេយ្យបុរេប្រទានត្រូវដកចេញពីទំហំថវិកាសម្រាប់ចំណាយតាមនីតិវិធីទូទាត់ត្រង់ ដែលជាប្រភេទចំណាយតម្រូវឱ្យមានការស្នើសុំធានាចំណាយ និងចំណាយដែលតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ។ វិធាន និងនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ។

ក្នុងករណីក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល មិនបានបញ្ជូនលិខិតស្នើសុំបង្កើតរដ្ឋទេយ្យបុរេប្រទាន និងបើកប្រាក់រដ្ឋទេយ្យបុរេប្រទានមួយដុំបង្វិលដំបូងមក ក. ស. ហ. វ. ឱ្យបានមុនដំណាច់ខែវិច្ឆិកាទេ គឺ

ចាត់ទុកថា ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ពុំមានបំណងបង្កើតរដ្ឋទេយ្យបុណ្យប្រទានក្នុង ឆ្នាំថវិកាបន្ទាប់ទៅ។ ដូច្នេះ, គម្រោងរដ្ឋទេយ្យបុណ្យប្រទានដែលបានពិនិត្យក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សាការពារ គម្រោងថវិកា ត្រូវចាត់ទុកជាមោឃៈ ដោយត្រូវអនុវត្តតាមនីតិវិធីទូទាត់ត្រង់ ឬ នីតិវិធីផ្សេងទៀត។

ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការអនុវត្តថវិកា ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល អាចកែសម្រួលតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុណ្យប្រទានបាន ប៉ុន្តែការកែសម្រួលនោះមិនត្រូវឱ្យលើសពី ៣ លើកក្នុង ១ ឆ្នាំថវិកាឡើយ។ ការកែសម្រួលលើកទី១ អាចអនុវត្តចាប់ពីខែមេសា, លើកទី២ ក្នុងអំឡុងខែកក្កដា, និងលើកទី ៣ មិនឱ្យហួសពីថ្ងៃទី១០ ខែវិច្ឆិកាទេ។ ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវធានាថាការ កែសម្រួលនេះបានរក្សាទុកឥណទានថវិកាគ្រប់គ្រាន់សម្រាប់ទូទាត់រដ្ឋទេយ្យបុណ្យប្រទានដែលបានអនុវត្តរួចដោយ មិនឱ្យប៉ះពាល់ដល់ឥណទានថវិកាដែលបានត្រៀមទុកសម្រាប់ទូទាត់មុខសញ្ញាភិក្ខុលទ្ធកម្មសាធារណៈ, ចំណាយ ទូទាត់ត្រង់, និងប្រភេទចំណាយផ្សេងទៀត ហើយមិនត្រូវហួសពិភាក្សាភាគរយដែលបានកំណត់ និងផ្ទុយពីបទ- បញ្ញត្តិផ្សេងៗ ដែលបានកំណត់នៅក្នុងប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ឡើយ។

៥.៥.៣. ចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន

ការអនុវត្តចំណាយសម្រាប់បេសកកម្មក្នុងប្រទេស និងចំណាយ សម្រាប់រៀបចំវគ្គបណ្តុះបណ្តាល សិក្ខា- សាលា កិច្ចប្រជុំផ្សេងៗ និងចំណាយចាំបាច់មួយចំនួន អាចអនុវត្តតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន។ ក្រសួង ស្ថាប័ន និងអង្គភាពប្រហាក់ប្រហែល ដែលមានតម្រូវការក្នុងការអនុវត្តចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់ មុន ត្រូវត្រាងចំណាយនេះ តាមរយៈរដ្ឋទេយ្យកម្មបុណ្យប្រទាន ទៅតាមតម្រូវការជាក់ស្តែង។ ការអនុវត្តនីតិវិធីបើក ផ្តល់សាច់ប្រាក់មុនត្រូវអនុលោមតាមយន្តការជុំបង្វិល និងការបំពេញបេឡាឡើងវិញ ដែលបានកំណត់នៅក្នុង ប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

៥.៥.៣.៤. ចំណាយតាមនីតិវិធីទូទាត់ត្រង់

ការអនុវត្តចំណាយតាមនីតិវិធីទូទាត់ត្រង់សម្រាប់ចំណាយដែលមិនតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ និងចំណាយដែលតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្ម ត្រូវអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ដោយភ្ជាប់លិខិត យុត្តិការចំណាយស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៥.៥.៣.៥. វិធីសាស្ត្រនៃការបើកផ្តល់សាច់ប្រាក់

វិធីសាស្ត្រនៃការបើកផ្តល់សាច់ប្រាក់ជូនក្រសួង ស្ថាប័ន អង្គភាព ឬ អ្នកផ្គត់ផ្គង់ទំនិញ ឬ សេវាកម្មផ្សេងៗ ពិតណាស់ទោលរតនាគារអាចអនុវត្តតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិក (EFT) ជាមួយធនាគារជាតិនៃកម្ពុជា ឬ ជាមួយធនាគារពាណិជ្ជដៃគូ ឬ ធនាគារណាមួយតាមការសម្រេចរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ដែលផ្តល់ភាពងាយ- ស្រួលសម្រាប់ការទូទាត់សាច់ប្រាក់ ឬ តាមរយៈការបោះផ្សាយមូលប្បទានបត្រ ឬ តាមរយៈការបញ្ជាផ្ទេរប្រាក់។ នីតិវិធីទាំងនេះអាចអនុវត្តបានសម្រាប់គ្រប់ប្រភេទនៃចំណាយចរន្ត និងចំណាយវិនិយោគ។

ចំពោះការបើកផ្តល់ប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈជាអាទិ៍ បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវរំលោភ និងអត្ថប្រយោជន៍បន្ថែម និង ប្រាក់ឧបត្ថម្ភផ្សេងទៀត ត្រូវបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារ។

៥.៦. ការងារគាំទ្រសំខាន់ៗ

ការងារគាំទ្រសំខាន់ៗរួមមាន ការគ្រប់គ្រងសាច់ប្រាក់, ការផ្សព្វផ្សាយពាក់ព័ន្ធការអនុវត្តថវិកា, លទ្ធកម្មសាធារណៈ (ជំពូកទី៨), ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ជំពូកទី៩), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ជំពូកទី១៣), កិច្ចបញ្ជីកាតព្វកិច្ច និងរបាយការណ៍ហិរញ្ញវត្ថុ (ជំពូកទី១៤), ការតាមដាន និងវាយតម្លៃការអនុវត្តថវិកា (ជំពូកទី១៥), និងសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ (ជំពូកទី១៨)។

៥.៦.១. ការគ្រប់គ្រងសាច់ប្រាក់

ការគ្រប់គ្រងសាច់ប្រាក់គាំទ្រដល់ការអនុវត្តថវិកា ដោយធានាថារដ្ឋត្រូវមានសាច់ប្រាក់គ្រប់គ្រាន់ និងស្របទៅតាមពេលវេលា ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចចំណាយប្រកបដោយប្រសិទ្ធភាព។ ការងារសំខាន់ៗនៅក្នុងការគ្រប់គ្រងសាច់ប្រាក់រួមមាន ការគ្រប់គ្រងគណនីទោលរតនាគារ, ការព្យាករ, ការរៀបចំផែនការ, និងការគ្រប់គ្រងវិហារសាច់ប្រាក់។ ក.ស.ហ.វ. ជាពិសេស អគ្គនាយកដ្ឋានរតនាគារជាតិ ព្រមទាំងភាគីពាក់ព័ន្ធ មានកាតព្វកិច្ចក្នុងការគ្រប់គ្រងសាច់ប្រាក់ ដោយប្រើប្រាស់យន្តការ និងអនុលោមតាមនីតិវិធីជាធរមាន ដោយរួមទាំងការអនុវត្តការងារក្នុង FMIS ផងដែរ។

៥.៦.២. ការផ្សព្វផ្សាយពាក់ព័ន្ធការអនុវត្តថវិកា

ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពាក់ព័ន្ធការអនុវត្តថវិកា, ក.ស.ហ.វ. ត្រូវរៀបចំបង្ហោះនៅលើគេហទំព័រនៃក.ស.ហ.វ. នូវឯកសារពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុ រួមទាំងការរៀបចំឯកសារថវិកាសង្ខេប និងតារាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលប្រចាំខែ ដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជនទូទៅឱ្យបានយល់អំពីគោលការណ៍នៃការប្រើប្រាស់ថវិកាប្រចាំឆ្នាំ។

ទន្ទឹមនេះ, ក្រសួង ស្ថាប័ន និងមន្ទីរជំនាញាជធានី ខេត្ត ក៏ត្រូវផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនផងដែរនូវរចនាសម្ព័ន្ធគោលនយោបាយ កម្មវិធី អនុកម្មវិធី និងថវិកាដែលខ្លួនទទួលខុសត្រូវក្នុងការអនុវត្ត។



ជំពូកទី៦

ការគ្រប់គ្រងចំណូលសារពើពន្ធ

ចំណូលសារពើពន្ធរួមមាន ចំណូលបានមកពីពន្ធនិងអាករក្នុងប្រទេស និងពន្ធនិងអាករលើពាណិជ្ជកម្មអន្តរជាតិ និងចំណូលសារពើពន្ធដទៃទៀត។ ពន្ធ អាករ និងចំណូលសារពើពន្ធផ្សេងៗ ត្រូវកំណត់ដោយច្បាប់ និងត្រូវប្រមូល និងត្រួតពិនិត្យដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។ ការបង្កើត ការកែប្រែ ការលុបចោល ការយក ការកំណត់អត្រា ការកំណត់មូលដ្ឋានគិត ការលើកលែង និងការធ្វើសម្បទានពន្ធនិងអាករ ព្រមទាំងវិធាននៃការដោះស្រាយវិវាទសារពើពន្ធ ត្រូវកំណត់ក្នុងច្បាប់។ គ្មានបទប្បញ្ញត្តិច្បាប់ ឬ ក្រោមច្បាប់ណាមួយ ទោះជាប្រភេទណាក៏ដោយ និងគ្មានកិច្ចព្រមព្រៀងអន្តរជាតិណាមួយ ដែលអាចធ្វើឱ្យមានការប្រែប្រួលនាំមកនូវការបាត់ចំណូលសារពើពន្ធនោះឡើយ លុះត្រាតែអនុវត្តតាមទម្រង់ច្បាប់ដែលមានជាធរមាន ក្រោយពីមានយោបល់ឯកភាពពីរដ្ឋមន្ត្រី ក.ស.ហ.វ.។

ជំពូកនេះផ្តោតលើទិដ្ឋភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារថវិកាប៉ុណ្ណោះ រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- តួនាទីនៃរដ្ឋបាលសារពើពន្ធក្នុងការងារថវិកា
- គោលការណ៍សំខាន់ៗក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ
- យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ។

៦.១. ក្របខ័ណ្ឌគតិយុត្ត

ក្របខ័ណ្ឌគតិយុត្តរួម៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ, ច្បាប់ហិរញ្ញវត្ថុកែតម្រូវ, ច្បាប់ទូទាត់ថវិកា និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ក្របខ័ណ្ឌគតិយុត្តសម្រាប់ចំណូលពន្ធដារ៖ ច្បាប់ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

ក្របខ័ណ្ឌគតិយុត្តសម្រាប់ចំណូលគយនិងរដ្ឋាករ៖ ច្បាប់ស្តីពីគយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

៦.២. ក្របខ័ណ្ឌស្ថាប័ន

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) មានកាតព្វកិច្ចក្នុងការគ្រប់គ្រងចំណូលតាមរយៈការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល, ការព្យាករ, ការរៀបចំ និងអនុវត្តគោលនយោបាយចំណូលថវិកាជាតិ, ការប្រមូលចំណូលបង់ចូលបេឡាថវិការដ្ឋ, ការវិភាគគណនីនៃប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋ, ការត្រួតពិនិត្យចំណូលសារពើពន្ធ ព្រមទាំងមុខងារផ្សេងទៀតដូចមានចែងនៅក្នុងច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។

គណៈកម្មាធិការគោលនយោបាយសារពើពន្ធ (គ.គ.ព.) មានតួនាទីពិនិត្យ សម្របសម្រួល និងស្នើកែសម្រួលគោលនយោបាយសារពើពន្ធ និងមានរដ្ឋមន្ត្រី ក.ស.ហ.វ. ជាប្រធាន។ សមាសភាពមិត្តរូបរបស់ គ.គ.ព.

រួមមាន ការពិនិត្យ និងអនុម័តសេចក្តីព្រាងគោលនយោបាយសារពើពន្ធ, ផែនការយុទ្ធសាស្ត្រ, និងផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយខាងលើ។ គ.គ.ព. ក៏មានភារកិច្ចក្នុងការពិនិត្យវាយតម្លៃ និងស្នើកែសម្រួលមូលដ្ឋាន, និងអត្រាពន្ធអាករគ្រប់ប្រភេទដោយអនុលោមតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិផ្សេងទៀតពាក់ព័ន្ធវិស័យសារពើពន្ធ និងពាណិជ្ជកម្មអន្តរជាតិផងដែរ។ ចំពោះបញ្ហាពាក់ព័ន្ធវិស័យសារពើពន្ធ ដែលមានវេទយិតភាពខ្ពស់ គ.គ.ព. អាចស្នើសុំទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។

គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលសារពើពន្ធ (គ.គ.ព.) មានភារកិច្ចតាមដានការអនុវត្តត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាព និងសូចនាករទាំងអស់ពាក់ព័ន្ធការប្រមូលចំណូលសារពើពន្ធ ព្រមទាំងជំរុញ និងផ្តល់ការណែនាំលើការអនុវត្តផែនការសកម្មភាពនៃការប្រមូលចំណូលសារពើពន្ធឱ្យសម្រេចបានតាមទិសដៅ និងទាន់ពេលវេលា ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល។ ជាងនេះទៅទៀត, គ.គ.ព. ត្រូវដឹកនាំ សម្របសម្រួល និងចាត់វិធានការជាក់ស្តែងជំរុញការងារតឹងទារបំណុលសារពើពន្ធ និងភារកិច្ចផ្សេងទៀតរួមមាន ការវាយតម្លៃលើវឌ្ឍនភាពប្រចាំត្រីមាស ឆមាស និងឆ្នាំនៃការអនុវត្តផែនការសកម្មភាពកៀរគរចំណូល និងតឹងទារបំណុលសារពើពន្ធជូនប្រមុខរាជរដ្ឋាភិបាល។ គ.គ.ព. មានរដ្ឋមន្ត្រី ក.ស.ហ.វ. ជាប្រធាន និងមានរបបប្រជុំសាមញ្ញប្រចាំត្រីមាស ឆមាស និងឆ្នាំ ព្រមទាំងអាចប្រជុំវិសាមញ្ញតាមការចាំបាច់។

អគ្គនាយកដ្ឋានគោលនយោបាយ បំពេញមុខងារជាសេនាធិការឱ្យ ក.ស.ហ.វ., គ.គ.ព., និង គ.គ.ព. និងមានភារកិច្ចរៀបចំ តាមដានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង, ធ្វើការសិក្សា និងវាយតម្លៃការវិវត្តសេដ្ឋកិច្ចទាំងមូល វិស័យធំៗ សូចនាករម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ និងធ្វើការតាមដាន និងវិភាគការអនុវត្ត និងការប្រព្រឹត្តទៅនៃហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីចំណូល និងចំណាយសាធារណៈ។ ទន្ទឹមនេះ, អគ្គនាយកដ្ឋានគោលនយោបាយ រៀបចំក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច សម្រាប់រៀបចំថវិកាប្រចាំឆ្នាំ, រៀបចំ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយលើកទឹកចិត្តពន្ធដារ និងមិនមែនសារពើពន្ធ, ព្រមទាំងជាលេខាធិការដ្ឋានសម្របសម្រួលរវាងអគ្គនាយកដ្ឋាន ឬ អង្គភាពក្រោមឱវាទ ក.ស.ហ.វ. និងនិយ័តករពាក់ព័ន្ធ និងបំពេញភារកិច្ចផ្សេងៗតាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ. និងក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ បំពេញមុខងារជាសេនាធិការឱ្យ ក.ស.ហ.វ. ក្នុងមុខងាររដ្ឋបាលសារពើពន្ធរួមមានការរៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធនិងអាករគ្រប់ប្រភេទបង់ចូលថវិកាជាតិ, រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាស្តីពីពន្ធដារ និងចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ និងបំពេញភារកិច្ចផ្សេងៗ តាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ.។ អគ្គនាយកដ្ឋានពន្ធដារ មានប្រព័ន្ធចាត់តាំងឯកភាពទទួលខុសត្រូវគ្រប់គ្រងទូទាំងប្រទេស និងត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ តាមការកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ អគ្គនាយកដ្ឋានពន្ធដារ មានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាល (មាននាយកដ្ឋានជំនាញពាក់ព័ន្ធ) និងថ្នាក់មូលដ្ឋានរួមមាន សាខាពន្ធដារនៅខណ្ឌនៃរាជធានីភ្នំពេញ និងសាខាពន្ធដារខេត្ត នៅខេត្តនីមួយៗ និងការិយាល័យពន្ធដារស្រុក ក្រុង នៅស្រុក ក្រុង។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បំពេញមុខងារជាសេនាធិការឱ្យ ក.ស.ហ.វ. ក្នុងមុខងាររដ្ឋបាលសារពើពន្ធរួមមាន ស្នើគោលនយោបាយពាក់ព័ន្ធនឹងការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ រៀបចំសេចក្តីព្រាងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារគយនិងរដ្ឋាករ និងទទួលខុសត្រូវក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ ការនាំចូល ការឆ្លងកាត់ ការធ្វើចរាចរណ៍ និងការធ្វើសន្និធិទំនិញ, ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ និងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ.។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រព័ន្ធចាត់តាំងគ្រប់គ្រងឯកភាពទូទាំងប្រទេស មានសិទ្ធិដឹកនាំ និងត្រួតពិនិត្យលើរាល់អង្គភាពគយនិងរដ្ឋាករពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន តាមការកំណត់របស់ ក.ស.ហ.វ.។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាល (មានលេខាធិការដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ) និងថ្នាក់មូលដ្ឋានមានបណ្តាសាខាគយនិងរដ្ឋាករ និងបណ្តាការិយាល័យគយនិងរដ្ឋាករក្រោមឱវាទសាខាគយនិងរដ្ឋាករ។

៦.៣. តួនាទីនៃរដ្ឋបាលសារពើពន្ធក្នុងការងារថវិកា

រដ្ឋបាលសារពើពន្ធមានកាតព្វកិច្ចអនុវត្តវិធានការគោលនយោបាយ និងវិធានការរដ្ឋបាលស្តីពីចំណូលសារពើពន្ធ ដែលរាជរដ្ឋាភិបាលបានចេញជាបន្តបន្ទាប់នៅក្នុងឯកសារពាក់ព័ន្ធ។

៦.៣.១. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានពន្ធដារនៅក្នុងការងារថវិកា

អគ្គនាយកដ្ឋានពន្ធដារមានតួនាទីក្នុងវដ្តថវិកា ដូចរៀបរាប់នៅក្នុងតារាង ៦.១. ខាងក្រោម។

តារាង ៦.១. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានពន្ធដារនៅក្នុងការងារថវិកា

ដំណាក់កាល	បរិយាយ
ការរៀបចំថវិកា	- សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ក្នុងការផ្តល់ធាតុចូលពាក់ព័ន្ធនឹងចំណូលពន្ធដារ សម្រាប់រៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម - សិក្សា រៀបចំ និងប្រមូលធាតុចូលពីអង្គភាពក្រោមឱវាទ ដើម្បីធ្វើការប៉ាន់ស្មានបឋមអំពីលទ្ធភាពប្រមូលចំណូលឆ្នាំខាងមុខ ផ្អែកលើលទ្ធផលធ្លាប់សម្រេចបាន និងការអង្កេតចំពោះការដាក់ចេញគោលនយោបាយ និងវិធានការរដ្ឋបាលនានា - ពង្រឹង និងកែលម្អ ដើម្បីធានាសុក្រឹតភាព និងភាពគ្រប់ជ្រុងជ្រោយនៃការប៉ាន់ស្មានចំណូលសម្រាប់ជាមូលដ្ឋាន និងធាតុចូលសម្រាប់ការរៀបចំថវិកា - អនុវត្តការងារចាំបាច់ផ្សេងទៀតតាមការណែនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ត្រី ក.ស.ហ.វ.។
ការអនុវត្តថវិកា	- អនុវត្តតាមសាធារណៈណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ - ដាក់ចេញនូវវិធានការប្រមូលចំណូលរួមមាន វិធានការគោលនយោបាយ, វិធានការរដ្ឋបាល, និងវិធានការអភិបាលកិច្ច - ពង្រឹងមុខងារប្រតិបត្តិការស្ទួន និងមុខងារគាំទ្រក្នុងរដ្ឋបាលសារពើពន្ធ

ដំណាក់កាល	បរិយាយ
	- រៀបចំកម្មវិធីចំណូលផ្នែកលើផែនការសកម្មភាពអនុវត្តលម្អិត និងទៅតាមប្រភេទ និងមាតិកាចំណូលនីមួយៗ ឱ្យទៅគ្រប់អង្គភាពអនុវត្តក្រោមឱវាទប្រចាំខែ និងត្រីមាស - ធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង និងការប្រមូលចំណូលពន្ធលើមុខងារស្នូលដូចជាការចុះបញ្ជីពន្ធដារ, ការផ្តល់សេវាអ្នកជាប់ពន្ធ, ចាត់ចែងលិខិតប្រកាស, ការធ្វើសវនកម្ម, ការគ្រប់គ្រងបំណុល និងបណ្តឹងតវ៉ា, ការស៊ើបអង្កេតបទល្មើសពន្ធដារ និងមុខងារគាំទ្រផ្សេងទៀត - ធ្វើសន្ទនាកម្មរវាងប្រព័ន្ធនៃការគ្រប់គ្រងចំណូលពន្ធដារ និង FMIS - អនុវត្តការងារចាំបាច់ផ្សេងទៀតតាមការណែនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ត្រី ក.ស.ហ.វ.។
ការត្រួតពិនិត្យតាមដាន និងវាយតម្លៃថវិកា	- អនុវត្តតាមសាវតរណ៍ណែនាំស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍ប្រចាំសរុបការអនុវត្តថវិកាប្រចាំឆ្នាំ - ពិនិត្យ និងតាមដានការអនុវត្តការប្រមូលចំណូលសារពើពន្ធប្រចាំខែនៃអង្គភាពក្រោមឱវាទ - កំណត់មូលហេតុ និងកត្តាជះឥទ្ធិពលនានាលើការអនុវត្តការប្រមូលចំណូល - វាយតម្លៃការអនុវត្តរបស់អង្គភាពអនុវត្តចំណូលថវិកា តាមកម្មវិធីចំណូលថវិកាដែលបានដាក់ចេញ - ចូលរួមរៀបចំកម្មវិធីចំណូលថវិកាតាមត្រីមាសជាមួយអគ្គនាយកដ្ឋានថវិកា និងអគ្គលេខាធិការដ្ឋាន នៃ ក.ស.ហ.វ. តាមការចាំបាច់ - រៀបចំកែសម្រួលកម្មវិធីចំណូលប្រចាំត្រីមាសដោយធ្វើការវាយតម្លៃអំពីការអនុវត្តជាក់ស្តែងក្នុងត្រីមាសកន្លងទៅ យ៉ាងយូរត្រឹមថ្ងៃទី១៥ នៃចុងត្រីមាសនីមួយៗ - រៀបចំ និងផ្តល់របាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ឆមាស និងឆ្នាំ ឬ តាមការចាំបាច់ជូនអគ្គនាយកដ្ឋានគោលនយោបាយដែលជាលេខាធិការដ្ឋាននៃ គ.គ.ព. និង គ.ត.ព. - អនុវត្តការងារចាំបាច់ផ្សេងទៀតតាមការណែនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ត្រី ក.ស.ហ.វ.។

៦.៣.២. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅក្នុងការងារថវិកា

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានតួនាទីក្នុងវដ្តថវិកា ដូចរៀបរាប់ក្នុងតារាង ៦.២. ខាងក្រោម។

តារាង ៦.២. តួនាទីសំខាន់ៗនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅក្នុងការងារថវិកា

ដំណាក់កាល	បរិយាយ
ការរៀបចំថវិកា	- សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ក្នុងការផ្តល់ធាតុចូលពាក់ព័ន្ធនឹងចំណូលគយនិងរដ្ឋាករ សម្រាប់រៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម

ដំណាក់កាល	បរិយាយ
	- រៀបចំគម្រោងចំណូលថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច ដោយបូកសរុបស្របតាមការកំណត់ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងវិធានការផ្នែកគយ សម្រាប់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ - ពង្រឹង និងកែលម្អ ដើម្បីធានានូវសុក្រឹតភាព និងភាពគ្រប់ជ្រុងជ្រោយ នៃការប៉ាន់ស្មានចំណូល សម្រាប់ជាមូលដ្ឋាន និងធាតុចូលចំពោះការរៀបចំថវិកា - អនុវត្តការងារចាំបាច់ផ្សេងទៀតតាមការណែនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ត្រី ក. ស. ហ. វ. ។
ការអនុវត្តថវិកា	- អនុវត្តតាមសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ - រៀបចំផែនការចំណូល ប្រចាំខែ និងត្រីមាស - ជំរុញការរៀបចំ និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយបម្រើឱ្យការងារគ្រប់គ្រងការប្រមូលចំណូល និងស្ថិតិ - ធ្វើសន្ទនាកម្មរវាងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និង FMIS ក្នុងការគ្រប់គ្រងចំណូលគយនិងរដ្ឋាករ - អនុវត្តការងារចាំបាច់ផ្សេងទៀតតាមការណែនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ត្រី ក. ស. ហ. វ. ។
ការត្រួតពិនិត្យតាមដាន និងវាយតម្លៃថវិកា	- អនុវត្តតាមសារាចរណែនាំស្តីពីការបិទបញ្ជី ចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តថវិកាប្រចាំឆ្នាំ - បូកសរុប និងវាយតម្លៃលទ្ធផលការងារប្រចាំខែ និងដាក់ចេញវិធានការអនុវត្តបន្ត សម្រាប់ខែបន្ទាប់ និងឆ្នាំបន្ទាប់ (នាដំណាច់ឆ្នាំ) - រៀបចំ និងផ្តល់របាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ឆមាស និងឆ្នាំ ឬ តាមការចាំបាច់ជូនអគ្គនាយកដ្ឋានគោលនយោបាយ ដែលជាលេខាធិការដ្ឋាននៃ គ. គ. ព. និង គ. គ. ព. - ចូលរួមរៀបចំកម្មវិធីចំណូលថវិកាតាមត្រីមាស ជាមួយអគ្គនាយកដ្ឋានថវិកា និងអគ្គលេខាធិការដ្ឋាន នៃ ក. ស. ហ. វ. តាមការចាំបាច់ - អនុវត្តការងារចាំបាច់ផ្សេងទៀតតាមការណែនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ត្រី ក. ស. ហ. វ. ។

៦.៤. គោលការណ៍សំខាន់ៗនៅក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ

នីតិវិធី និងការអនុវត្តការកៀរគរចំណូលសារពើពន្ធ ទាំងចំណូលពន្ធដារ និងចំណូលគយនិងរដ្ឋាករ ត្រូវអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

៦.៤.១. ការរៀបចំថវិកា

ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា(ពីខែឧសភា ដល់ ខែមិថុនា)÷ ការព្យាករណ៍ចំណូលជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច, ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម, និងការរៀបចំរបាយការណ៍ស្តីពីហានិភ័យហិរញ្ញវត្ថុសាធារណៈ (Fiscal Risk)។ នៅក្នុងការព្យាករណ៍ចំណូល, អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវសហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងស្ថាប័នផ្សេងទៀត

ដូចជា វិទ្យាស្ថានជាតិស្ថិតិ, ធនាគារជាតិនៃកម្ពុជា, និងស្ថាប័នពាក់ព័ន្ធនានា។ ការព្យាករចំណូលនេះត្រូវអនុលោមតាមគោលនយោបាយ, កម្មវិធីកែទម្រង់ពាក់ព័ន្ធ, និងគោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្ម។ ចំណូលនីមួយៗត្រូវធ្វើតាមចំណាត់ថ្នាក់ថវិកា ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ការរៀបចំកញ្ចប់ថវិកា (ពីខែឧសភា ដល់ ខែមិថុនា)÷ ការគ្រោងចំណូលត្រូវឈរលើមូលដ្ឋាននៃប្រភពធនធាន។ ក.ស.ហ.វ. ត្រូវគ្រោងដោយផ្ទាល់នូវចំណូលសារពើពន្ធ និងត្រូវរៀបចំតារាងបែងចែកជាក្រុម ប្រភេទជំពូក គណនី និងអនុគណនី។

ការអនុម័តថវិកា (ពីខែតុលា ដល់ ខែធ្នូ)÷ គម្រោងចំណូល ត្រូវអនុម័តសរុបជាកញ្ចប់។ ប្រសិនបើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំមិនត្រូវបានអនុម័តមុនថ្ងៃទី០១ ខែមករា នៃឆ្នាំកាលបរិច្ឆេទនោះ ចំណូលសារពើពន្ធត្រូវបានអនុញ្ញាតឱ្យប្រមូលបន្តក្នុងក្នុងខណ្ឌ និងតាមបែបបទដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុនៃឆ្នាំមុន (ឆ្នាំ N-1) និងក្នុងក្របខ័ណ្ឌច្បាប់ ព្រមទាំងបទបញ្ជាដែលមានជាធរមាន។

៦.៤.២. ការអនុវត្តថវិកា

ការបង់ចំណូលសារពើពន្ធ ត្រូវធ្វើដោយផ្ទាល់ជាមួយធនាគារពាណិជ្ជជាដៃគូ ឬ ធនាគារ ដែលកំណត់ដោយប្រកាស ឬ តាមការសម្រេចរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ រាល់ចំណូលត្រូវប្រមូល, កត់ត្រា, និងបង់ទាំងស្រុងចូលគណនីទោលរតនាគារ ហើយមិនត្រូវយកទៅកាត់កងដោយត្រង់ជាមួយចំណាយឡើយ។ មានតែគណនេយ្យករសាធារណៈមួយគត់ ដែលមានសិទ្ធិអំណាចក្នុងការអនុវត្តប្រតិបត្តិការទាំងឡាយ និងដោះស្រាយបញ្ហាមូលនិធិពាក់ព័ន្ធដទៃទៀតជាមួយចំណូល (និងចំណាយ)។ ក្នុងសមត្ថកិច្ចនេះ, គណនេយ្យករសាធារណៈ មានការទទួលខុសត្រូវជាលក្ខណៈបុគ្គល និងជាប្រាក់កាស។

ចំណូលទាំងមូល ត្រូវវិភាជសម្រាប់រាល់មុខសញ្ញាចំណាយទាំងអស់។ ប៉ុន្តែ, ចំណូលខ្លះអាចត្រូវវិភាជ សម្រាប់តែមុខសញ្ញាចំណាយជាក់ស្តែងណាមួយក្នុងទម្រង់ និងក្រោមលក្ខខណ្ឌ ដែលត្រូវកំណត់ដោយច្បាប់។ ការវិភាជទាំងនេះ ត្រូវរៀបចំតាមទម្រង់ថវិកាឧបសម្ព័ន្ធ ឬ គណនីពិសេសរតនាគារ។

៦.៤.៣. ការកត់ត្រា និងការផ្ទេរ

៦.៤.៣.១. ការកត់ត្រា និងការផ្ទេរសម្រាប់ចំណូលពន្ធដារ

ក. ការបង់ប្រាក់ពន្ធនៅអង្គភាពពន្ធដារ តាមធនាគារ និងតាមអនឡាញ

ក.១. ការបង់ប្រាក់ពន្ធនៅអង្គភាពពន្ធដារ

ការបង់ប្រាក់ពន្ធនៅអង្គភាពពន្ធដារ ត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម÷

- ១- អ្នកជាប់ពន្ធត្រូវបំពេញបែបបទសម្រាប់ការបង់ប្រាក់ពន្ធ។
- ២- មន្ត្រីពន្ធដារទទួលសាច់ប្រាក់ពីអ្នកជាប់ពន្ធតាមចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធ រួចចេញបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) ដើម្បីប្រគល់ជូនអ្នកជាប់ពន្ធ។
- ៣- បន្ទាប់ពីមន្ត្រីពន្ធដារបានយកសាច់ប្រាក់ ដែលទទួលបានពីអ្នកជាប់ពន្ធទៅបង់ចូលធនាគារ, ធនាគារត្រូវផ្ទេរសមតុល្យ ដែលទទួលបានទៅគណនីទោលរតនាគារជារៀងរាល់ថ្ងៃធ្វើការ តាមម៉ោងដែល

បានកំណត់នៅក្នុងអនុស្សាវរណៈនៃការយោគយល់គ្នារវាង ក.ស.ហ.វ. និងធនាគារ។ របាយការណ៍ធនាគារមានញែកតាមប្រភេទដោយឡែកជាចំណូលពន្ធ។


៤- ជារៀងរាល់ថ្ងៃ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបញ្ជូនសលាកបត្របង់ប្រាក់ចូលថវិការដ្ឋដែលបោះពុម្ពចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. ទៅកាន់អគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីផ្គូផ្គងជាមួយគណនីបណ្តោះអាសន្ន ហើយអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវផ្ទេរពីគណនីបណ្តោះអាសន្ន ទៅកាន់គណនីថវិកាជាតិ។ ជារៀងរាល់ខែ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំ និងបោះពុម្ពដីកាសម្រង់សលាកបត្របង់ចំណូលថវិកា រួចបញ្ជូនទៅអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី ខេត្ត ដើម្បីផ្គូផ្គងចំណូលប្រចាំខែ។

ក.២. ការបង់ប្រាក់ពន្ធនៅតាមធនាគារ

ការបង់ប្រាក់ពន្ធតាមធនាគារពាណិជ្ជជាដៃគូ ឬ តាមធនាគារ ដែលកំណត់ដោយប្រកាស ឬ ការសម្រេចរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

- ១- អ្នកជាប់ពន្ធត្រូវបំពេញបែបបទសម្រាប់ការបង់ប្រាក់ពន្ធ។
- ២- ធនាគារទទួលសាច់ប្រាក់ពីអ្នកជាប់ពន្ធតាមចំនួនទឹកប្រាក់ ដែលត្រូវបង់ពន្ធរួចចេញបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. ដើម្បីប្រគល់ជូនអ្នកជាប់ពន្ធ។
- ៣- ធនាគារ ត្រូវផ្ទេរសមតុល្យដែលទទួលបានទៅគណនីទោលរតនាគារជារៀងរាល់ថ្ងៃធ្វើការ តាមម៉ោងដែលបានកំណត់នៅក្នុងអនុស្សាវរណៈនៃការយោគយល់គ្នារវាង ក.ស.ហ.វ. និងធនាគារ។ របាយការណ៍ធនាគារមានញែកតាមប្រភេទដោយឡែកជាចំណូលពន្ធ។
- ៤- ជារៀងរាល់ថ្ងៃ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបញ្ជូនសលាកបត្របង់ប្រាក់ចូលថវិការដ្ឋដែលបោះពុម្ពចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. ទៅកាន់អគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីផ្គូផ្គងជាមួយគណនីបណ្តោះអាសន្ន ហើយអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវផ្ទេរពីគណនីបណ្តោះអាសន្នទៅកាន់គណនីថវិកាជាតិ។ ជារៀងរាល់ខែ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំ និងបោះពុម្ពដីកាសម្រង់សលាកបត្របង់ចំណូលថវិកា រួចបញ្ជូនទៅអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី ខេត្ត ដើម្បីផ្គូផ្គងចំណូលប្រចាំខែ។

ដ្យាក្រាម ៦.១. នីតិវិធីនៃការប្រមូលចំណូលសារពើពន្ធដោយអង្គភាពពន្ធដារ និងធនាគារ




ក.៣. ការបង់ប្រាក់ពន្ធតាមអនឡាញ

ការបង់ប្រាក់ពន្ធតាមអនឡាញ ត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

- ១- អ្នកជាប់ពន្ធធ្វើការបង់ប្រាក់ពន្ធតាមអនឡាញតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ.។
- ២- ធនាគារទទួលសាច់ប្រាក់ពីអ្នកជាប់ពន្ធតាមចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធ។
- ៣- អ្នកជាប់ពន្ធទទួលបង្កាន់ដៃអេឡិចត្រូនិកបញ្ជាក់ការបង់ប្រាក់ពន្ធពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ.។
- ៤- ធនាគារត្រូវផ្ទេរសមតុល្យ ដែលទទួលបានទៅគណនីទោលរតនាគារជាប្រចាំថ្ងៃធ្វើការ តាមម៉ោងដែលបានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាង ក.ស.ហ.វ. និងធនាគារ។ របាយការណ៍ធនាគារមានបញ្ជីតាមប្រភេទដោយឡែកជាចំណូលពន្ធ។
- ៥- ជាប្រចាំថ្ងៃ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបញ្ជូនសាលាកបត្របង់ប្រាក់ចូលថវិកាដល់បោះពុម្ពចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. ទៅកាន់អគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីផ្គត់ផ្គង់ជាមួយគណនីបណ្តោះអាសន្ន ហើយអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវផ្ទេរពីគណនីបណ្តោះអាសន្ន ទៅកាន់គណនីថវិកាជាតិ។ ជាប្រចាំខែ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំ និងបោះពុម្ពដីកាសម្រង់សាលាកបត្របង់ចំណូលថវិកា រួចបញ្ជូនទៅអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី ខេត្ត ដើម្បីផ្គត់ផ្គង់ចំណូលប្រចាំខែ។

ដ្យាក្រាម ៦.២. នីតិវិធីនៃការប្រមូលចំណូលសារពើពន្ធដែលបង់តាមប្រព័ន្ធអនឡាញ



ខ. នីតិវិធីនៃការផ្គត់ផ្គង់សម្រាប់ចំណូលពន្ធដារ

ខ.១. ចំណូលពន្ធដែលប្រមូលបាននៅអង្គភាពពន្ធដារ និងធនាគារ (ចំណូលសាច់ប្រាក់)

ការផ្គត់ផ្គង់ចំណូលពន្ធដែលប្រមូលបាននៅអង្គភាពពន្ធដារ និងធនាគារ (ចំណូលសាច់ប្រាក់) ត្រូវអនុវត្តតាមវិធី ដូចខាងក្រោម៖


- ១- អគ្គនាយកដ្ឋានពន្ធដាររៀបចំសាលាកបត្របង់ចំណូលថវិកា (ចំណូលសាច់ប្រាក់) ដែលបោះពុម្ពតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ.។
- ២- ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. នឹងបញ្ជូនទិន្នន័យចំណូលថវិកាតាមប្រព័ន្ធសន្ទានកម្មដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។
- ៣- FMIS នឹងទទួលទិន្នន័យចំណូលថវិកាតាមប្រព័ន្ធសន្ទានកម្មដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។
- ៤- ជារៀងរាល់ថ្ងៃ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបញ្ជូនសាលាកបត្របង់ប្រាក់ចូលថវិការដ្ឋដែលបោះពុម្ពចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. ទៅកាន់អគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីផ្គត់ផ្គង់ជាមួយគណនីបណ្តោះអាសន្ន ហើយអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវផ្ទេរពីគណនីបណ្តោះអាសន្ន ទៅកាន់គណនីថវិកាជាតិ។ ជារៀងរាល់ខែ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំ និងបោះពុម្ពជីកាសម្រង់សាលាកបត្របង់ចំណូលថវិកា រួចបញ្ជូនទៅអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី ខេត្ត ដើម្បីផ្គត់ផ្គង់ចំណូលប្រចាំខែ។

ខ.២. ចំណូលពន្ធដែលកាត់ទុកនៅរតនាគារ (ចំណូលមិនមែនសាច់ប្រាក់)

ការផ្គត់ផ្គង់ចំណូលពន្ធដែលកាត់ទុកនៅរតនាគារ (ចំណូលមិនមែនសាច់ប្រាក់) ត្រូវអនុវត្តតាមវិធី ដូចខាងក្រោម៖

- ១- FMIS នឹងទទួលទិន្នន័យចំណូលពន្ធដែលបានកាត់ទុកនៅរតនាគារតាមប្រព័ន្ធសន្ទានកម្មដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។
- ២- ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. នឹងទទួលទិន្នន័យចំណូលពន្ធដែលបានកាត់ទុកនៅរតនាគារតាមប្រព័ន្ធសន្ទានកម្មដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។
- ៣- អគ្គនាយកដ្ឋានពន្ធដាររៀបចំសលាកបត្របង់ចំណូលថវិកា (ចំណូលមិនមែនសាច់ប្រាក់) ដែលបោះពុម្ពតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. ។
- ៤- ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. នឹងបញ្ជូនទិន្នន័យចំណូលថវិកាតាមប្រព័ន្ធសន្ទានកម្មដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។
- ៥- FMIS នឹងទទួលទិន្នន័យចំណូលថវិកាតាមប្រព័ន្ធសន្ទានកម្មដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។
- ៦- ជារៀងរាល់ថ្ងៃ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបញ្ជូនសលាកបត្របង់ប្រាក់ចូលថវិការដ្ឋដែលបោះពុម្ពចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ.ព.ជ. ទៅកាន់អគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីផ្គូផ្គងជាមួយគណនីបណ្តោះអាសន្ន ហើយអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវផ្ទេរពីគណនីបណ្តោះអាសន្ន ទៅកាន់គណនីថវិកាជាតិ។ ជារៀងរាល់ខែ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំ និងបោះពុម្ពដីកាសម្រង់សលាកបត្របង់ចំណូលថវិកា រួចបញ្ជូនទៅអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី ខេត្ត ដើម្បីផ្គូផ្គងចំណូលប្រចាំខែ។

ដ្យាក្រាម ៦.៣. នីតិវិធីនៃការផ្គង់ផ្គង់ចំណូលសារពើពន្ធ



៦.៤.៣.២. ការកាត់ត្រា និងការផ្គត់ផ្គង់សម្រាប់ចំណូលគយ និងរដ្ឋាករ

អ្នកបង់ពន្ធ ត្រូវបំពេញឯកសារបែបបទ និងបង់ពន្ធរបស់ខ្លួនតាមរយៈធនាគារពាណិជ្ជជាដៃគូ ឬ ធនាគារ ដែលកំណត់ដោយប្រកាស ឬ តាមការសម្រេចរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ធនាគារ ត្រូវចេញប្រកាសឥណទានជូន ទៅអ្នកបង់ពន្ធ និង/ឬ ផ្តល់មធ្យោបាយពិនិត្យផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិកជូនទៅមន្ត្រីគយនិងរដ្ឋាករមាន សមត្ថកិច្ច។ អ្នកបង់ពន្ធត្រូវបញ្ជូនប្រកាសឥណទាន (បើមាន) និងឯកសារបែបបទពាក់ព័ន្ធទៅកាន់មន្ត្រីគយនិង រដ្ឋាករមានសមត្ថកិច្ច។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបញ្ជូនទិន្នន័យចំណូលតាមរយៈសន្ទានកម្មដោយ ស្វ័យប្រវត្តិជាមួយ FMIS ជារៀងរាល់ថ្ងៃ។ អគ្គនាយកដ្ឋានរតនាគារជាតិ ទទួលសលាកបត្រចំណូលសរុប ដើម្បី ធ្វើការផ្គត់ផ្គង់ជាមួយគណនីបណ្តោះអាសន្ន និងផ្ទេរព័ត៌មាននីបណ្តោះអាសន្នចូលទៅគណនីថវិកាជាតិ។

១- អ្នកជាប់ពន្ធ ឬ តំណាង ត្រូវបំពេញបែបបទគយនៅអង្គភាពគយនិងរដ្ឋាករប្រចាំនៅច្រកទ្វារព្រំដែន ឬ ផែស្លូត ឬ តំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវនាំទំនិញចេញ-ចូល ឬ ឆ្លងកាត់។

២- បន្ទាប់ពីមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានពិនិត្យលើសំណុំបែបបទរួច និងសម្រេចអនុញ្ញាតឱ្យបង់ ពន្ធ-អាករ អ្នកជាប់ពន្ធ ឬ តំណាង អាចធ្វើការបង់ប្រាក់ពន្ធ-អាករ តាម ២ ជម្រើស៖

ជម្រើសទី ១៖ បង់ប្រាក់តាមរយៈធនាគារពាណិជ្ជ ឬ ធនាគារណាមួយតាមការសម្រេចរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ដែលបានចុះអនុស្សាវរណៈទទួលចំណូលគយ។ ធនាគារពាក់ព័ន្ធនីមួយៗអាចមាន សេវាកម្ម ឬ ប្រព័ន្ធបច្ចេកវិទ្យាបង់ប្រាក់ពន្ធផ្សេងៗគ្នា។ ជម្រើសបង់ប្រាក់ពន្ធតាមធនាគារជា ជម្រើសល្អសម្រាប់អ្នកបង់ពន្ធ។

ជម្រើសទី២៖ បង់ជាសាច់ប្រាក់នៅអង្គភាពគយនិងរដ្ឋាករ។

ករណីបង់ប្រាក់តាមរយៈធនាគារ៖

- សម្រាប់ការបង់ប្រាក់តាមបញ្ជូរ ធនាគារនឹងចេញបង្កាន់ដៃទទួលប្រាក់ ឬ ប្រកាសឥណទានជូន អ្នកបង់ពន្ធ សម្រាប់ភ្ជាប់ក្នុងសំណុំឯកសារជូនមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច
- សម្រាប់ការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារដោយអ្នកជាប់ពន្ធ ឬ តំណាងមន្ត្រី គយនិងរដ្ឋាករមានសមត្ថកិច្ច អាចធ្វើការផ្ទៀងផ្ទាត់ការបង់ប្រាក់ពន្ធ-អាករ តាមរយៈប្រព័ន្ធ អេឡិចត្រូនិករបស់ធនាគារ។

៣- បន្ទាប់ពីពិនិត្យឃើញថាបានទទួលចំណូលត្រឹមត្រូវហើយ មន្ត្រីគយនិងរដ្ឋាករ មានសមត្ថកិច្ចបង្កើត បង្កាន់ដៃពន្ធគយ ឬ បង្កាន់ដៃបង់ប្រាក់ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ដើម្បីអនុញ្ញាតឱ្យបន្តដំណើរការ បែបបទបញ្ចេញទំនិញពីគយ។

៤- ធនាគារពាណិជ្ជត្រូវធ្វើការផ្ទេរសមតុល្យសាច់ប្រាក់ ដែលមានក្នុងគណនីចំណូលរបស់អង្គភាពគយនិង រដ្ឋាករទៅកាន់គណនីទោលរបស់អគ្គនាយកដ្ឋានរតនាគារជាតិនៅធនាគារជាតិនៃកម្ពុជា ជារៀងរាល់ ថ្ងៃធ្វើការ តាមម៉ោងដែលបានកំណត់នៅក្នុងអនុស្សាវរណៈនៃការយោគយល់គ្នារវាង ក.ស.ហ.វ. និង ធនាគារ។


៥- ការធ្វើសលាកបត្របង់ចំណូលថវិកា៖

- ប្រព័ន្ធស្វ័យប្រវត្តិកម្មគយនឹងបង្កើតសលាកបត្របង់ចំណូលចូលថវិកាជាតិដោយស្វ័យប្រវត្តិ ជារៀងរាល់ថ្ងៃតាមចំនួនទឹកប្រាក់ដែលបានផ្ទេរទៅគណនីទោលរតនាគារ
- អគ្គនាយកដ្ឋានរតនាគារជាតិនឹងទទួលបានប្រកាសឥណទាន និង/ឬ លិខិតប្រកាសធនាគារ ពីធនាគារជាតិនៃកម្ពុជាអំពីព័ត៌មាននៃការផ្ទេរសាច់ប្រាក់ពីធនាគារពាណិជ្ជទៅគណនីទោល រតនាគារ។

៦- FMIS ធ្វើសន្ទនាកម្មជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ក្នុងការផ្លាស់ប្តូរទិន្នន័យចំណូលជារៀងរាល់ថ្ងៃ។

៧- អគ្គនាយកដ្ឋានរតនាគារជាតិ ទទួលសលាកបត្របង់ចំណូលថវិកាជាតិតាមរយៈ FMIS និងធ្វើការ ផ្គូផ្គងចំណូលថវិកាជាតិជាមួយគណនីចំណូលបណ្តោះអាសន្ន និងបន្តធ្វើការផ្ទេរគណនីចំណូល បណ្តោះអាសន្នទៅជាចំណូលថវិកាជាតិ រួចធ្វើការកត់ត្រាជាចំណូលថវិកាជាតិ។

ដ្យាក្រាម ៦.៤. នីតិវិធីនៃការបង់ចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាតាមប្រព័ន្ធធនាគារ និងការកត់ត្រាចំណូលចូលថវិកាជាតិ



៦.៤.៤. ការទាបំណុលពន្ធ និងការកើងទាបំណុលពន្ធ

បំណុលពន្ធ សំដៅដល់ប្រាក់ពន្ធ និងអាករគ្រប់ប្រភេទ ដែលអ្នកជាប់ពន្ធមិនបានបង់នៅពេលដល់កំណត់ត្រូវបង់។ ប្រាក់ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ក៏ត្រូវបានចាត់ទុកថា ជាបំណុលពន្ធផងដែរ។

ការទាមទារបំណុលពន្ធ៖ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រង និងទាមទារបំណុលពន្ធ អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តវិធានការទាមទារបំណុលចំពោះបុគ្គលពាក់ព័ន្ធនឹងបំណុលពន្ធ ដូចខាងក្រោម៖

- ធ្វើទំនាក់ទំនង ឬ ចុះដល់ទីតាំង ដើម្បីជំរុញ ឬ ផ្តល់ដំណឹងបន្ថែមឱ្យមកទូទាត់បំណុលពន្ធ
- មិនអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬ ចលនទ្រព្យជាបណ្តោះអាសន្ន
- ដកហូតមកវិញនូវការលើកទឹកចិត្តផ្នែកសារពើពន្ធដែលបានផ្តល់ដោយរដ្ឋបាលសារពើពន្ធ
- ព្យួរទុក ឬ ទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណផ្សេងៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ
- មិនអនុញ្ញាតឱ្យចុះបញ្ជីពន្ធដារ
- ធ្វើការផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រអគ្គនាយកដ្ឋានពន្ធដារ នៅលើបណ្តាញសង្គម និងនៅតាមទំព័រសារព័ត៌មាននានា។

វិធានការទាមទារបំណុលពន្ធខាងលើ ត្រូវអនុវត្តភ្លាមៗ បន្ទាប់ពីចេញលិខិតជូនដំណឹងទាមទារបំណុលពន្ធ ក្នុងករណីអគ្គនាយកដ្ឋានពន្ធដាររកឃើញថា ការប្រមូលបំណុលពន្ធអាចនឹងត្រូវមានឧបសគ្គ។

ការតឹងទាមទារបំណុលពន្ធ៖ ដើម្បីបញ្ចៀសនូវចេតនាគេចវេក្នុងការទូទាត់បំណុលពន្ធ អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តវិធានការចំពោះបុគ្គលពាក់ព័ន្ធ ដូចខាងក្រោម៖

- ស្នើសុំទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណផ្សេងៗ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
- ស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្ម ឬ ផ្អាកដំណើរការសហគ្រាសជាបណ្តោះអាសន្ន
- ឃាត់ទុកគណនីធនាគាររបស់សហគ្រាស និង/ឬ បុគ្គលពាក់ព័ន្ធនឹងបំណុលពន្ធ
- ឃាត់ទុកទំនិញ សន្និធិទំនិញ បញ្ឈប់ប្រតិបត្តិការនាំចេញ នាំចូល
- រឹបអូសទ្រព្យសម្បត្តិរបស់សហគ្រាស និង/ឬ បុគ្គលពាក់ព័ន្ធនឹងបំណុលពន្ធ
- ដាក់ពាក្យបណ្តឹងទៅតុលាការ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋមន្ត្រី ក.ស.ហ.វ.។

អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តការកាត់ត្រា ការជូនដំណឹងទាមទារបំណុលពន្ធ ការទូទាត់បំណុលពន្ធ និងការចាត់ទុកបំណុលពន្ធដែលមិនអាចប្រមូលបានទៅតាមប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ វិធានការលម្អិតសម្រាប់ការជូនដំណឹងពាក់ព័ន្ធនឹងការទាមទារបំណុលពន្ធ វិធានការទាមទារបំណុលពន្ធ និងវិធានការតឹងទាមទារបំណុលពន្ធត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

អគ្គនាយកដ្ឋានពន្ធដារ ត្រូវពិនិត្យ តាមដានបំណុលពន្ធដែលអ្នកជាប់ពន្ធជំពាក់ ដោយធ្វើការវិភាគលើអាយុកាលបំណុលពន្ធ, ស្ថានភាពអ្នកជាប់ពន្ធ, និងទឹកប្រាក់បំណុលពន្ធ និងធ្វើចំណាត់ថ្នាក់បំណុលពន្ធ។ រដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវចេញប្រកាសនូវវិធាន និងនីតិវិធី ដើម្បីកំណត់កាលបរិច្ឆេទទាមទារបំណុលពន្ធ ដើម្បីចៀសវាងការខាតបង់ដោយទាមទារបំណុលពន្ធមិនបាន និងចាត់ទុកបំណុលពន្ធជាប្រាក់ពន្ធដែលមិនអាចប្រមូលបាន។

ការតឹងទាមទារបំណុលពន្ធគយ៖ ពន្ធ និងអាករនាំចេញ និងនាំចូល ព្រមទាំងកម្រៃមានការអនុញ្ញាត ការពិន័យ ការប្រាក់ ឬ ទោសទណ្ឌដែលត្រូវជាប់ក្រោមច្បាប់ស្តីពីគយ និងច្បាប់ផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបង់នៅកន្លែងតាមរបៀប និងពេលវេលាកំណត់។

បំណុល ដែលជំពាក់ស្របតាមបញ្ញត្តិនៃច្បាប់នេះហើយពុំបានបង់ទាំងស្រុង ឬ ភាគខ្លះ តាមពេលវេលាកំណត់ ត្រូវជាប់ការប្រាក់គរពូនទៅតាមអត្រាដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ រដ្ឋបាលគយ

មានបុព្វសិទ្ធិខាងទាមទារយកទំនិញ និងទ្រព្យសម្បត្តិរបស់ឥណទានដែលជំពាក់ស្របតាមបញ្ញត្តិនៃច្បាប់នេះ។ នីតិវិធីប្រមូល និងការលប់ចោលនូវបំណុល ដែលមិនអាចប្រមូលបាន ត្រូវផ្អែកលើបញ្ញត្តិ និងច្បាប់ពាក់ព័ន្ធជាធរមាន។

៦.៥. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ

អង្គភាពដែលចូលរួមក្នុងការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធរួមមានដូចក្នុងតារាង ៦.៣. ខាងក្រោម។

តារាង ៦.៣. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលសារពើពន្ធ

អង្គភាព	មុខងារពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងវាយតម្លៃ
គ.គ.ព.	- ត្រួតពិនិត្យ សម្របសម្រួល និងស្នើកែសម្រួលគោលនយោបាយសារពើពន្ធ។
គ.គ.ព.	- តាមដានការអនុវត្ត ត្រួតពិនិត្យនិងវាយតម្លៃលើសកម្មភាព និងសូចនាករទាំងអស់ពាក់ព័ន្ធការប្រមូលចំណូលសារពើពន្ធ ព្រមទាំងជំរុញ និងផ្តល់ការណែនាំលើការអនុវត្តផែនការសកម្មភាពនៃការប្រមូលចំណូលសារពើពន្ធឱ្យសម្រេចបានតាមទិសដៅ និងទាន់ពេលវេលាដែលបានកំណត់។
អគ្គនាយកដ្ឋានគោលនយោបាយនៃ ក.ស.ហ.វ.	- ពិនិត្យ តាមដាន និងប្តូរសរុបរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ឆមាស និងឆ្នាំនៃការអនុវត្តផែនការសកម្មភាពកៀរគរចំណូល រួមមានទាំងវិធានការ និងសូចនាករសមិទ្ធកម្មគន្លឹះទាំងអស់ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ព្រមទាំងការអនុវត្តការតឹងទារបំណុលសារពើពន្ធ - តាមដាន ប្តូរសរុប និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ ក.ស.ហ.វ.	- ធ្វើសវនកម្មទៅលើការងារថវិកាចំណូលសារពើពន្ធ ដើម្បីធានាសុក្រឹតភាពនៃរបាយការណ៍ និងការងារសកម្មភាពនានា - បំពេញមុខងារពាក់ព័ន្ធផ្សេងទៀត។
អាជ្ញាធរសវនកម្មជាតិ	- ដើរតួនាទីជាសវនកម្មផ្ទៃក្រៅឯករាជ្យ មានសិទ្ធិធ្វើសវនកម្មទៅលើការងារថវិការួមទាំងចំណូលសារពើពន្ធ ដើម្បីធានាសុក្រឹតភាពនៃរបាយការណ៍ និងការងារសកម្មភាពនានាបន្ថែមទៀត - ធ្វើរបាយការណ៍សវនកម្មជូន រដ្ឋសភា ព្រឹទ្ធសភា ដោយផ្ទាល់ និងជូនរាជរដ្ឋាភិបាល ដើម្បីជ្រាបជាព័ត៌មាន - បំពេញមុខងារពាក់ព័ន្ធផ្សេងទៀត។



ជំពូកទី៧

ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

ចំណូលមិនមែនសារពើពន្ធ សំដៅដល់ចំណូលដែលបានមកពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ, ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត, ពីសេវាសាធារណៈ, ពីការពិន័យនិងដាក់ទណ្ឌកម្ម, និងចំណូលមិនមែនសារពើពន្ធដទៃទៀត (ដូចជាទ្រព្យនិទាឃាទ, ទ្រព្យគ្មានម្ចាស់គ្រប់គ្រង, ប្រទានកម្ម, អថ្នយទាន, វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ, វិស័យល្បែងពាណិជ្ជកម្ម, ផលហិរញ្ញវត្ថុ, ផលផ្សេងៗ និងផលពិសេសដទៃទៀត និងមូលនិធិទៅតាមវិស័យពាក់ព័ន្ធ)។

ការប្រមូលចំណូលមិនមែនសារពើពន្ធមានលក្ខណៈវិមជ្ឈការ ដោយការរៀបចំត្រូវប្រព្រឹត្តឡើងដោយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណូលមិនមែនសារពើពន្ធមានលក្ខណៈពិសេសទៅតាមប្រភេទនីមួយៗ ដែលតម្រូវឱ្យមានយន្តការគ្រប់គ្រង ការបែងចែកឆ្នាំនាទី និងនីតិវិធីគ្រប់គ្រងច្បាស់លាស់។ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (Non-Tax Revenue Management Information System - NRMIS) ត្រូវបានដាក់ឱ្យអនុវត្តដោយបន្តពង្រឹង និងពង្រីកវិសាលភាពជាបន្តបន្ទាប់។

ជំពូកនេះចង្អុលបង្ហាញនូវ៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- ប្រភេទចំណូលមិនមែនសារពើពន្ធ
- គោលការណ៍សំខាន់ៗក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធ
- យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធ។

៧.១. ក្របខ័ណ្ឌគតិយុត្ត

ក្របខ័ណ្ឌគតិយុត្តនៃចំណូលមិនមែនសារពើពន្ធ រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ច្បាប់ទូទាត់ថវិកា
- ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- អនុក្រឹត្យស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

៧.២. ក្របខ័ណ្ឌស្ថាប័ន

ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធបែងចែកជា ២ កម្រិត គឺក្របខ័ណ្ឌស្ថាប័នថ្នាក់ជាតិ និងក្របខ័ណ្ឌស្ថាប័នថ្នាក់ក្រោមជាតិ។

ក.ស.ហ.វ. ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ។

៧.២.១. ក្របខ័ណ្ឌស្ថាប័នថ្នាក់ជាតិ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) ជាសេនាធិការជូនរាជរដ្ឋាភិបាលលើប្រតិបត្តិការគ្រប់គ្រងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងចាត់វិធានការតឹងទាបំណុលមិនមែនសារពើពន្ធ, រៀបចំ ផ្សព្វផ្សាយណែនាំ និងជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបង្កើត និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ជាមួយគ្នានេះ, ក.ស.ហ.វ. មានតួនាទីជំរុញការកៀរគរ ការកត់ត្រា និងការត្រួតពិនិត្យចំណូលមិនមែនសារពើពន្ធគ្រប់មុខសញ្ញា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ, ធ្វើការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងវាយតម្លៃភាពត្រឹមត្រូវនៃរបាយការណ៍ស្តីពីការអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ អនុលោមតាមបទបញ្ញត្តិគតិយុត្តជាធរមាន, រៀបចំរបាយការណ៍ស្តីពីការអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ, ស្នើដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធគណនេយ្យភាព និងប្រឈមនឹងការរៀបចំរបាយការណ៍ស្តីពីការអនុវត្តចំណូលមិនមែនសារពើពន្ធ, រៀបចំស្នើវិធានការលើកទឹកចិត្ត ឬ ការស្នើវិធានការរឹតត្បិត ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។ លើសពីនេះ, ក.ស.ហ.វ. ក៏មានតួនាទីធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងដឹកនាំដោះស្រាយបញ្ហាពាក់ព័ន្ធការអនុវត្តចំណូលមិនមែនសារពើពន្ធ ដោយរាយការណ៍ជូននាយករដ្ឋមន្ត្រី និងបំពេញភារកិច្ចផ្សេងៗ ដែលត្រូវបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ក្រសួង ស្ថាប័នប្រមូលចំណូលមិនមែនសារពើពន្ធ មានតួនាទីរៀបចំគម្រោងចំណូលថវិកាប្រចាំឆ្នាំ សម្រាប់ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំនីមួយៗ, ដឹកនាំ គ្រប់គ្រង អនុវត្តការកៀរគរ កត់ត្រាប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន, និងចាត់វិធានការលើបំណុលមិនមែនសារពើពន្ធដែលត្រូវតឹងទាប។ ជាមួយគ្នានេះ, ក្រសួង ស្ថាប័នប្រមូលចំណូលមិនមែនសារពើពន្ធ មានតួនាទីរៀបចំរបាយការណ៍ស្តីពីការអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ, ដោះស្រាយបញ្ហាពាក់ព័ន្ធការអនុវត្តចំណូលមិនមែនសារពើពន្ធ ស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងស្នើសុំវិធានការដោះស្រាយពី ក.ស.ហ.វ. ក្នុងករណីដែលពុំអាចដោះស្រាយបាន, និងបង្កើតគណៈកម្មការ អនុគណៈកម្មការ ឬ ក្រុមការងារតាមការចាំបាច់ ដើម្បីបំពេញមុខងារជាសេនាធិការក្នុងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យក្រសួង ស្ថាប័ន សាមី ដែលប្រមូលចំណូលមិនមែនសារពើពន្ធនីមួយៗ ព្រមទាំងបំពេញភារកិច្ចផ្សេងៗ ដែលត្រូវបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ (គ.ម.ព.) មានរដ្ឋមន្ត្រី ក.ស.ហ.វ. ជាប្រធាន និងមានរបបប្រជុំសាមញ្ញ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ព្រមទាំងអាចប្រជុំវិសាមញ្ញ តាមការចាំបាច់ ដោយធ្វើការតាមដានការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាព និងសូចនាករទាំងអស់ពាក់ព័ន្ធការប្រមូល

ចំណូលមិនមែនសារពើពន្ធ ដែលត្រូវបានកំណត់ដោយគោលនយោបាយ និងយុទ្ធសាស្ត្រជាធរមាន រួមទាំងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម។ លើសពីនេះ, គ.ម.ព. មានតួនាទីជំរុញ និងផ្តល់ការណែនាំដល់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធលើការអនុវត្តផែនការសកម្មភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យសម្រេចបានតាមទិសដៅ និងទាន់ពេល ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាធរមាន, និងដឹកនាំ សម្របសម្រួល និងចាត់វិធានការជាក់ស្តែង ចំពោះការងារតឹងទាបបំណុលមិនមែនសារពើពន្ធ, រៀបចំ ឬកសរុបរបាយការណ៍ និងវាយតម្លៃលើវឌ្ឍនភាពប្រចាំឆមាស និងប្រចាំឆ្នាំ នៃការអនុវត្តផែនការសកម្មភាពកៀរគរចំណូល និងតឹងទាបបំណុលមិនមែនសារពើពន្ធ និងបំពេញភារកិច្ចផ្សេងៗ ដែលត្រូវបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ តួនាទី និងភារកិច្ចពាក់ព័ន្ធការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធមាននៅក្នុងចំណុច ៧.៥. ។

អគ្គនាយកដ្ឋានគោលនយោបាយ នៃ ក.ស.ហ.វ. បំពេញមុខងារជាលេខាធិការដ្ឋានរបស់ គ.ម.ព. ដោយមានជំនួយពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, រៀបចំ និងសម្របសម្រួលការងារប្រជុំរបស់ គ.ម.ព., សម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាធរមាន រួមទាំងយុទ្ធសាស្ត្រកៀរគរចំណូល។ លើសពីនេះ, អគ្គនាយកដ្ឋានគោលនយោបាយមានតួនាទីដឹកនាំ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍លើការងារស្រាវជ្រាវពាក់ព័ន្ធការប្រមូលចំណូលមិនមែនសារពើពន្ធ, រៀបចំ ពិនិត្យតាមដាន សម្របសម្រួល និងឬកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកៀរគរចំណូល និងតឹងទាបបំណុលមិនមែនសារពើពន្ធ ជូន គ.ម.ព., រៀបចំអនុសាសន៍ ជូន គ.ម.ព. ស្តីពីការជំរុញការអនុវត្តផែនការសកម្មភាពកៀរគរចំណូល និងតឹងទាបបំណុលមិនមែនសារពើពន្ធឱ្យស្របតាមសូចនាករដែលបានកំណត់ និងបំពេញភារកិច្ចផ្សេងៗ ដែលត្រូវបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ តួនាទី និងភារកិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធមាននៅក្នុងចំណុច ៧.៥. ។

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃ ក.ស.ហ.វ. បំពេញមុខងារជាសេនាធិការឱ្យ ក.ស.ហ.វ. លើបេសកកម្មគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, រៀបចំសេចក្តីព្រាងច្បាប់គោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, គ្រប់គ្រង រៀបចំផែនការ និងបំណុលពាក់ព័ន្ធនឹងចំណូលមិនមែនសារពើពន្ធ, រៀបចំយុទ្ធសាស្ត្រគ្រប់គ្រងកិច្ចដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានលើការងារប្រមូលចំណូលមិនមែនសារពើពន្ធ, និងស្រាវជ្រាវរកប្រភពចំណូលមិនមែនសារពើពន្ធផ្សេងទៀត ព្រមទាំងបំពេញភារកិច្ចផ្សេងៗ ដែលត្រូវបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ តួនាទី និងភារកិច្ចពាក់ព័ន្ធការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកា សម្រាប់ចំណូលមិនមែនសារពើពន្ធមាននៅក្នុងចំណុច ៧.៥. ។

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃ ក.ស.ហ.វ. បំពេញមុខងារជាសេនាធិការឱ្យ ក.ស.ហ.វ. លើបេសកកម្មអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, រួមចំណែកក្នុងការកៀរគរចំណូលពីប្រភពនានាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សម្រាប់រួមចំណែកដល់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាពិសេស សម្របសម្រួលជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្នុងការរៀបចំ អនុម័ត និងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបំពេញមុខងារផ្សេង ទៀត ដូចបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ គួរនាំទី និងភារកិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធមាននៅក្នុងចំណុច ៧.៥.។

ក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) នៃក្រសួង ស្ថាប័ន បំពេញមុខងារជាសេនាធិការ ជូនក្រសួង ស្ថាប័ន ដែលប្រមូលចំណូលមិនមែនសារពើពន្ធក្នុងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ ដែលអនុវត្តដោយអង្គភាពក្រោមឱវាទ (ការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក.គ.ម. ត្រូវកំណត់ដោយប្រកាស ឬ សេចក្តីសម្រេចនៃសាមីក្រសួង ស្ថាប័ន ដែលប្រមូលចំណូលមិនមែនសារពើពន្ធ), កៀរគរ និងកត់ត្រាគ្រប់មុខ- សញ្ញាចំណូលមិនមែនសារពើពន្ធ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់សាមីក្រសួង ស្ថាប័ន ដែលប្រមូលចំណូលមិន- មែនសារពើពន្ធ និងចូលរួមតឹងទារបំណុលមិនមែនសារពើពន្ធ។ ជាមួយគ្នានេះ, ក.គ.ម. មានតួនាទីរៀបចំ របាយការណ៍ស្តីពីការអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ប្រចាំសាមីក្រសួង ស្ថាប័ន ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ដើម្បីដាក់ជូនប្រធានស្ថាប័នពិនិត្យ និងបញ្ជូនមក ក.ស.ហ.វ., និងស្នើ ដោះស្រាយបញ្ហាពាក់ព័ន្ធការអនុវត្តចំណូលមិនមែនសារពើពន្ធ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបំពេញ ភារកិច្ចពាក់ព័ន្ធផ្សេងទៀតតាមការកំណត់របស់រដ្ឋមន្ត្រីនៃក្រសួង ឬ ប្រធានស្ថាប័ន ដែលប្រមូលចំណូលមិនមែន សារពើពន្ធ និងតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួង ស្ថាប័ន បំពេញតួនាទីជាសេនាធិការជូន ក.គ.ម., ធានាកិច្ច- ដំណើរការប្រចាំថ្ងៃ និងរៀបចំកិច្ចប្រជុំរបស់ ក.គ.ម., ត្រួតពិនិត្យ តាមដាន កៀរគរ កត់ត្រា ប្រមូលចំណូលមិន- មែនសារពើពន្ធរបស់អង្គភាពក្រោមសមត្ថកិច្ចរបស់សាមីក្រសួង ស្ថាប័ន ដែលប្រមូលចំណូលមិនមែនសារពើពន្ធ, ចូលរួមតឹងទារបំណុលមិនមែនសារពើពន្ធ, រៀបចំរបាយការណ៍ស្តីពីការអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ដើម្បីដាក់ជូន ក.គ.ម. និងសម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធការអនុវត្តចំណូល មិនមែនសារពើពន្ធស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ព្រមទាំង បំពេញភារកិច្ចពាក់ព័ន្ធផ្សេងទៀត តាមការកំណត់របស់ប្រធាន ក.គ.ម.។

៧.២.២. ក្របខ័ណ្ឌស្ថាប័នថ្នាក់ក្រោមជាតិ

រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលជានីតិ- បុគ្គលសាធារណៈ ហើយមានស្វ័យភាពក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា នីមួយៗ ដែលមានសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដូចមានបញ្ញត្តិក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ រដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ចរៀបចំគម្រោងចំណូលថវិកាប្រចាំឆ្នាំ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំនីមួយៗ, ដឹកនាំ គ្រប់គ្រង ជំរុញ កៀរគរ កត់ត្រា និងអនុវត្តការប្រមូលចំណូល មិនមែនសារពើពន្ធ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញនៃរាជធានី ខេត្ត, ចូលរួមដឹកនាំតឹងទារបំណុលមិនមែនសារពើពន្ធនៅរាជធានី ខេត្ត។ លើសពីនេះ, រដ្ឋបាលថ្នាក់ក្រោមជាតិ មាន តួនាទីរៀបចំ និងបូកសរុបរបាយការណ៍ស្តីពីការអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និង ឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញនៃរាជធានី ខេត្ត, ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីការ

អនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញនៃរាជធានី ខេត្ត ដើម្បីបញ្ជូនមក ក.ស.ហ.វ., ដោះស្រាយបញ្ហាពាក់ព័ន្ធការអនុវត្តចំណូលមិនមែនសារពើពន្ធស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងស្នើសុំវិធានការដោះស្រាយពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ក.ស.ហ.វ. ក្នុងករណីដែលពុំអាចដោះស្រាយបាន។ ក្នុងករណីចាំបាច់, រដ្ឋបាលរាជធានី ខេត្ត អាចបង្កើតគណៈកម្មការ ឬ ក្រុមការងារជាសេនាធិការ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ និងតឹងទារបំណុលមិនមែនសារពើពន្ធ។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលបំពេញមុខងារជាសេនាធិការជូនរដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ច្រកចេញចូលតែមួយ ផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ និងបែងចែកជា ១) អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត, ២) ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, និង ៣) យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ត្រូវស្ថិតនៅក្រោមការរៀបចំ និងការដឹកនាំរបស់មេឃុំ ចៅសង្កាត់ក្នុងនាមក្រុមប្រឹក្សាឃុំ សង្កាត់ ដោយមានស្ម័គ្រចិត្តសង្កាត់ជាសេនាធិការ។ បែបបទ និងនីតិវិធីលម្អិតរបស់យន្តការនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណត់ទៅតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

៧.៣. ប្រភេទចំណូលមិនមែនសារពើពន្ធ

ចំណូលមិនមែនសារពើពន្ធ ត្រូវបានចែកជា ៥ ប្រភេទ ដូចខាងក្រោម៖

៧.៣.១. ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ចំណូលដែលទទួលបានពីការចាត់ចែង ការធ្វើអាជីវកម្ម និងផលបានពីសម្បទាន លើទ្រព្យសម្បត្តិរដ្ឋ រួមមាន៖

- ១- ចំណូលពីការលក់ ឬ ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ៖ ជាចំណូលដែលទទួលបានមកពីការលក់ ឬ ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនទ្រព្យ និងអចលនទ្រព្យ។ ការលក់ ឬ ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវអនុវត្តតាមវិធាន និងនីតិវិធីដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
- ២- ចំណូលពីការជួលទ្រព្យសម្បត្តិរដ្ឋ៖ ជាចំណូលដែលទទួលបានមកពីថ្លៃជួល, ភាគចំណែករបស់រដ្ឋ, និងការបែងចែកផលចំណេញ។ ការជួលទ្រព្យសម្បត្តិរដ្ឋ ត្រូវអនុវត្តតាមវិធាន និងនីតិវិធី ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
- ៣- ចំណូលពីសម្បទានសេវាសាធារណៈ៖ ជាចំណូលដែលទទួលបានមកពី ១) ចំណូលពីគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន គឺជាចំណូលដែលទទួលបានមកពីគម្រោងវិនិយោគ ដូចមានកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និង/ឬ

ការផ្គត់ផ្គង់សេវាសាធារណៈ និង ២) ចំណូលពីសម្បទានគ្រប់គ្រងសេវាសាធារណៈ គឺជាចំណូលទទួលបានមកពីការប្រគល់សិទ្ធិជូនបុគ្គលឯកជន ដើម្បីធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬ សេវាសាធារណៈដែលពុំមានសេវាអធិបតេយ្យរបស់រដ្ឋតាមរយៈលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនដល់សាធារណជនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ការគ្រប់គ្រងសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវអនុវត្តតាមវិធាន និងនីតិវិធី ដូចមានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

៤- ចំណូលពីធនធានធម្មជាតិ÷ ជាចំណូលដែលទទួលបានពីការចាត់ចែងលើធនធានធម្មជាតិ មានជាអាទិ៍ សម្បទានរ៉ែ ចំណូលពីប្រេងកាត សម្បទានដីសេដ្ឋកិច្ច ផលព្រៃឈើ អនុផលព្រៃឈើ ផលពីនេសាទធនធានកម្រ និងធនធានធម្មជាតិដទៃទៀត តាមរយៈលិខិតបទដ្ឋានគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងទម្រង់ជាកម្រៃស្នូលសារ ឬ ការបង់ថ្លៃឈ្នួល ឬ បុព្វលាភ ឬ ភាគចំណែករបស់រដ្ឋ ឬ ការបែងចែកផល ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ វិធាន និងនីតិវិធីនៃការគ្រប់គ្រងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

៥- ចំណូលមិនមែនសារពើពន្ធដទៃទៀត÷ មានចែងក្នុងលិខិតបទដ្ឋានគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធដូចជា ទ្រព្យនិទាឃាទ, ទ្រព្យគ្មានម្ចាស់គ្រប់គ្រង, ប្រទានកម្ម, អច្ច័យទាន, វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ, វិស័យល្បែងពាណិជ្ជកម្ម, ផលហិរញ្ញវត្ថុ, ផលផ្សេងៗ និងផលពិសេសដទៃទៀត, និងមូលនិធិទៅតាមវិស័យពាក់ព័ន្ធ។

ចំណូលមិនមែនសារពើពន្ធ ដែលជាប្រភេទចំណូលថ្មី ក្រៅពីប្រភេទចំណូលមិនមែនសារពើពន្ធខាងលើ ត្រូវកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

រាល់ការចុះ និងការកែប្រែកិច្ចសន្យា កិច្ចព្រមព្រៀង សៀវភៅបន្ទុក ឬ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀតទាក់ទងនឹងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ត្រូវទទួលការពិនិត្យ និងឯកភាពពីរដ្ឋមន្ត្រី ក.ស.ហ.វ. ឬ តំណាង ដែលទទួលបានប្រតិភូកម្មសិទ្ធិអំណាច។ ក.ស.ហ.វ. ត្រូវពិនិត្យ និងសម្រេច ក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានកិច្ចសន្យា កិច្ចព្រមព្រៀង សៀវភៅបន្ទុក ឬ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

រាល់ការកែប្រែកិច្ចសន្យា កិច្ចព្រមព្រៀង សៀវភៅបន្ទុក ឬ លិខិតគតិយុត្តផ្សេងទៀត ត្រូវទទួលការពិនិត្យ និងឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាពពេញលេញនៃការអនុវត្តកិច្ចសន្យា ឬ កិច្ចព្រមព្រៀង ដែលមានកម្មវត្ថុបង្កើតចំណូលមិនមែនសារពើពន្ធ កិច្ចសន្យា ឬ កិច្ចព្រមព្រៀងនេះ ត្រូវបញ្ចូលលក្ខខណ្ឌនៃការបង់ប្រាក់កក់ ដែលមានចំនួនកំណត់ដោយ ក.ស.ហ.វ.។ ទន្ទឹមនេះ, រដ្ឋមន្ត្រី ក.ស.ហ.វ. អាចធ្វើប្រតិភូកម្មសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា កិច្ចព្រមព្រៀង សៀវភៅបន្ទុក ឬ លិខិតគតិយុត្តនានាទៅឱ្យតំណាង ឬ មន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយអនុលោមតាមវិធាន និងនីតិវិធី។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលពីទ្រព្យសម្បត្តិរដ្ឋ ត្រូវសហការជាមួយ ក.ស.ហ.វ. ដើម្បីធ្វើការកែប្រែកិច្ចសន្យា កិច្ចព្រមព្រៀង សៀវភៅបន្ទុក ឬ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក្នុងករណីពិនិត្យឃើញថាមានភាពមិនប្រក្រតីដែលធ្វើឱ្យបាត់បង់ចំណូល ឬ នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

៧.៣.២. ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត

ចំណូលទាំងនេះ សំដៅដល់ចំណូលពីការបង់ភាគលាភ និងអតិរេកថវិកា, ភាគលើសនៃទុនទំនេរ, និងការបង់សាច់ប្រាក់ និងសមមូលសាច់ប្រាក់ក្រោយពីសហគ្រាស និងអង្គភាពត្រូវបានរំលាយ។ ភាគលាភ គឺជាចំណែកទឹកប្រាក់ ដែលបានពីការបែងចែកប្រាក់ចំណេញរបស់សហគ្រាសសាធារណៈដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ឬ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ ការបង់ភាគលាភ ឬ អតិរេកសាច់ប្រាក់ និងភាគលើសនៃទុនទំនេរ ត្រូវអនុវត្តតាមបែបបទ និងនីតិវិធីដែលកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុ។

ករណីពុំមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមានស្តីពីការបែងចែកទាំងនេះ កាតព្វកិច្ចបង់ភាគលាភ ឬ អតិរេកថវិកា ចូលថវិការដ្ឋ ត្រូវកំណត់យ៉ាងតិច ១០% នៃប្រាក់ចំណេញសុទ្ធ ឬ អតិរេកថវិកា បន្ទាប់ពីក្រុមប្រឹក្សាភិបាល ឬ គណៈគ្រប់គ្រងបានពិនិត្យ និងអនុម័តលើតុល្យការ និងគណនីលទ្ធផលនៃការិយបរិច្ឆេទ។ ការគ្រប់គ្រងចំណូលរបស់សហគ្រាស និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

រៀបរៀងតែមានបដិប្បញ្ញត្តិ ដែលចែងដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការរំលាយសហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច ឬ អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត សមមូលសាច់ប្រាក់ដែលជាចំណែករបស់ភាគីរដ្ឋ ត្រូវបង្វែរចូលគណនីរតនាគារ។ រីឯទ្រព្យសកម្មដែលជាចលនទ្រព្យ និងអចលនទ្រព្យ ត្រូវបង្វិលចូលជាកម្មសិទ្ធិរបស់រដ្ឋវិញ ក្រោយពីបានធ្វើការជម្រះបញ្ជីតាមនីតិវិធីជាធរមាន និងស្របតាមលក្ខន្តិកៈរបស់សហគ្រាស ឬ ក្រុមហ៊ុន ឬ ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀតនោះ។

សហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលមានភាគកម្មសាធារណៈជាចំនួនភាគតិច និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ដែលយឺតយ៉ាវ ឬ ខកខានក្នុងការបង់ចំណូលចូលថវិការដ្ឋ ត្រូវចាត់ទុកជាបំណុលសារពើពន្ធ។

៧.៣.៣. ចំណូលពីសេវាសាធារណៈ

ចំណូលពីសេវាសាធារណៈ សំដៅដល់ចំណូលដែលប្រមូលបានពីការបង់កម្រៃនៃការប្រើប្រាស់សេវាសាធារណៈចំពោះសេវាបង់ថ្លៃរបស់រដ្ឋ ដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច ក្នុងគោលដៅបម្រើសេវាសាធារណៈ។ ចំណូលពីសេវាសាធារណៈរួមមាន ៥ ប្រភេទគឺ ១) ចំណូលពីសេវាសាធារណៈក្នុងវិស័យរដ្ឋបាលទូទៅ, ២) ចំណូលពីសេវាសាធារណៈក្នុងវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ៣) ចំណូលពីសេវាសាធារណៈក្នុងវិស័យសង្គមកិច្ច, ៤) ចំណូលពីសេវាសាធារណៈក្នុងវិស័យសេដ្ឋកិច្ច, និង ៥) ចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រភេទចំណូលសេវាសាធារណៈ ត្រូវធ្វើបច្ចុប្បន្នភាពតាមការចាំបាច់ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សេវាសាធារណៈដែលផ្តល់ដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំជាកម្រងសេវាសាធារណៈ និងផ្សព្វផ្សាយជាសាធារណៈ ដោយមានរាយការណ៍អំពីប្រភេទសេវា តម្លៃសេវា ឬ តម្លៃអតិបរមានៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និងសុពលភាពទៅតាមប្រភេទសេវាសាធារណៈនីមួយៗ។

ក្រៅពីសេវាសាធារណៈខាងលើ សេវាសាធារណៈដទៃទៀតអាចត្រូវបានផ្តល់ដោយភាគីឯកជន តាមរយៈ កិច្ចសន្យាដែលធ្វើឡើងរវាងភាគីឯកជន និងក្រសួង ស្ថាប័ន ឬ រវាងភាគីឯកជន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការឯកភាពពីរដ្ឋមន្ត្រី ក.ស.ហ.វ. និងក្នុងករណីចាំបាច់ ត្រូវមានការឯកភាពពីនាយករដ្ឋមន្ត្រី។

វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងចាត់ចែងចំណូលពីសេវាសាធារណៈ ត្រូវកំណត់ដោយអនុក្រឹត្យ។

កម្រៃសេវាសាធារណៈជាកម្មវត្ថុ ដែលត្រូវកំណត់ដោយប្រកាសអនុក្រសួងរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. និង រដ្ឋមន្ត្រីក្រសួង ឬ ប្រធានស្ថាប័នពាក់ព័ន្ធ។

កម្រៃសេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយប្រកាសអនុក្រសួងរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រី ក.ស.ហ.វ.។ កម្រៃសេវាសាធារណៈដែលប្រតិភូកម្មពីក្រសួង ស្ថាប័នដល់រដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ ត្រូវកំណត់ដោយប្រកាសអនុក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួង ឬ ប្រធាន ស្ថាប័នសាមី។

ក្រសួង ស្ថាប័ន ដែលបានប្រគល់មុខងារគ្រប់គ្រង និងប្រមូលចំណូលពីប្រភេទសេវាសាធារណៈ ត្រូវ រៀបចំកែសម្រួលប្រកាសអនុក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួង ឬ ប្រធានស្ថាប័នសាមី។ ក្នុង ប្រកាសអនុក្រសួង ត្រូវកំណត់ដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។

ប្រភេទសេវាសាធារណៈ ដែលក្រសួង ស្ថាប័នបានប្រគល់មុខងារ និងប្រមូលចំណូលទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវដាក់បញ្ចូលទៅក្នុងកម្រងសេវាសាធារណៈ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវកំណត់ដោយ ប្រកាសអនុក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក.ស.ហ.វ. ក្រសួងមុខងារសាធារណៈ និងក្រសួងពាក់ព័ន្ធដទៃទៀត ត្រូវសហការគ្នា ដើម្បីរៀបចំជាសេចក្តី- ណែនាំមួយស្តីពីលក្ខណៈវិនិច្ឆ័យ និងមូលដ្ឋានបច្ចេកទេសក្នុងការធ្វើបច្ចុប្បន្នភាព ដាក់ចេញ លុបចោល ឬ កែប្រែ នូវកម្រងសេវាសាធារណៈ។

ក្រៅពីនេះ, ពាក់ព័ន្ធនឹងការចែករំលែកចំណូលពីសេវាសាធារណៈ ត្រូវអនុវត្តតាមអត្រាចែករំលែកដែល កំណត់ដោយរាជរដ្ឋាភិបាល។ ចំណែកនៃចំណូលពីសេវាសាធារណៈ ដែលត្រូវផ្ទេរជាតុលាប្រយោជន៍ដល់ថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមយន្តការ «មូលនិធិភាគរភាព»។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់មូលនិធិ ភាគរភាព ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

៧.៣.៤. ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម

ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម សំដៅដល់ចំណូល ដែលបានពីការពិន័យជាប្រាក់ ដែលធ្វើឡើង ដោយស្ថាប័នរដ្ឋបាល ឬ ស្ថាប័នតុលាការ ចំពោះការប្រព្រឹត្តល្មើសនឹងច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងផលពីការរឹបអូសទុកជាសម្បត្តិរដ្ឋ ដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ សម្រាប់ជាតុលាប្រយោជន៍ដល់ ថវិកាថ្នាក់ជាតិ ឬ ថវិកាថ្នាក់ក្រោមជាតិ។

ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្មមាន ៤ ប្រភេទ រួមមាន៖

- ១- ចំណូលពីការផាកពិន័យ៖ ជាចំណូលមិនមែនសារពើពន្ធ ដែលប្រមូលបានមកពីការពិន័យអន្តរការណ៍ ចំពោះការប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធនានា រួមទាំង ការប្រាក់លើទឹកប្រាក់ផាកពិន័យ ដែលអនុវត្តដោយក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច។

២- ចំណូលពីការផ្ដន្ទាទោសពិន័យជាប្រាក់៖ ជាចំណូលមិនមែនសារពើពន្ធ ដែលប្រមូលបានតាមរយៈ សេចក្ដីសម្រេចរបស់តុលាការមានសមត្ថកិច្ច ចំពោះការប្រព្រឹត្តល្មើសនឹងច្បាប់ និង/ឬ លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។

៣- ចំណូលពីការរឹបអូស មានជាអាទិ៍៖

- ចំណូលពីការរឹបអូសប្រាក់កក់ ជាចំណូលដែលទទួលបានមកពីការរឹបអូសប្រាក់កក់នៃការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា
- ចំណូលពីការរឹបអូសទ្រព្យសម្បត្តិ ជាចំណូលដែលទទួលបានមកពីការរឹបអូសទ្រព្យសម្បត្តិជា ហិរញ្ញវត្ថុបទល្មើស និងពីការចាត់ចែងទ្រព្យសម្បត្តិរឹបអូសជាចលនទ្រព្យ និងអចលនទ្រព្យ បទល្មើស មានជាអាទិ៍ បទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសដទៃទៀត។

៤- ផលពីការពិន័យផ្សេងៗ។

វិធាន និងនីតិវិធីនៃការគ្រប់គ្រងចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ។

ជាមួយគ្នានេះ, ក្រសួង ស្ថាប័ន ដែលបានប្រគល់មុខងារគ្រប់គ្រង និងប្រមូលចំណូលពីប្រភេទអំពើល្មើស ត្រូវរៀបចំកែសម្រួលប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួង ឬ ប្រធានស្ថាប័នសាមី។ តំរូវ ប្រកាសអន្តរក្រសួង ត្រូវកំណត់ដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។

ប្រភេទអំពើល្មើសដែលក្រសួង ស្ថាប័នបានប្រគល់មុខងារគ្រប់គ្រង និងប្រមូលចំណូលទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីផែនការពិន័យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណត់ដោយប្រកាសអន្តរ- ក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

៧.៣.៥. ចំណូលមិនមែនសារពើពន្ធផ្សេងទៀត

ចំណូលមិនមែនសារពើពន្ធផ្សេងទៀត រួមមាន៖

- ១- ចំណូលពីទ្រព្យនិទាឃាទ៖ សំដៅដល់ចំណូលបានមកពីទ្រព្យ ដែលពុំមានសន្តតិជន ហើយត្រូវធ្លាក់ ទៅជាទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- ២- ចំណូលពីទ្រព្យគ្មានម្ចាស់គ្រប់គ្រង៖ សំដៅដល់ចំណូលទទួលបានមកពីការចាត់ចែងទ្រព្យ ដែលក្លាយ មកជាទ្រព្យសម្បត្តិរដ្ឋដោយហេតុផលទ្រព្យនោះពុំមានម្ចាស់គ្រប់គ្រង ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។
- ៣- ចំណូលពីប្រទានកម្ម៖ សំដៅដល់ចំណូលដែលទទួលបានមកក្រោមទម្រង់ជាអំណោយជាហិរញ្ញវត្ថុ និងចំណូលពីការចាត់ចែងទ្រព្យជាចលនទ្រព្យ ឬ អចលនទ្រព្យ ដែលទទួលបានពីប្រទានកម្ម សម្រាប់ ជាគុណប្រយោជន៍ដល់ថវិកាជាតិ។
- ៤- អច្ច័យទាន៖ សំដៅដល់ចំណូលដែលទទួលបានមកក្រោមទម្រង់ជាអំណោយជាហិរញ្ញវត្ថុ ដែលទទួល បានតាមរយៈមរតកសាសន៍ និងចំណូលពីការចាត់ចែងទ្រព្យជាចលនទ្រព្យ ឬ អចលនទ្រព្យ ដែល ទទួលបានតាមរយៈមរតកសាសន៍សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាជាតិ។

- ៥- ចំណូលពីសេវាហិរញ្ញវត្ថុមិនមែនធនាគារ៖ សំដៅដល់ចំណូលដែលទទួលបានជាអាទិ៍មកពី វិស័យ ធានារ៉ាប់រង និងសោធនឯកជន, វិស័យមូលបត្រ, វិស័យសន្តិសុខសង្គម, វិស័យបរិស្ថានបាលកិច្ច, វិស័យ គណនេយ្យ និងសវនកម្ម, វិស័យអចលនវត្ថុ, វិស័យបញ្ចាំ និងប្រតិភោគដោយអនុប្បទាន។
- ៦- ចំណូលពីវិស័យល្បែងពាណិជ្ជៈ៖ សំដៅដល់ចំណូលដែលបានមកពីល្បែងកាស៊ីណូ, ល្បែងភ្នាល់, ល្បែងផ្សេងៗសំណាង, និងល្បែងពាណិជ្ជកម្មដទៃទៀត។
- ៧- ផលហិរញ្ញវត្ថុ៖ សំដៅដល់ផលហិរញ្ញវត្ថុទាំងអស់ ដែលបានមកដោយការយកអតិរេកសាច់ប្រាក់ បណ្តោះអាសន្នទៅវិនិយោគលើមូលបត្រអាចជួញដូរបាន និងក្នុងរយៈពេលខ្លី។ ផលហិរញ្ញវត្ថុនេះ មានជាអាទិ៍ អត្រាការប្រាក់លើបំណុលប្រាក់ចំណេញ ដែលបានមកពីការវិនិយោគក្នុងរយៈពេលមួយ យប់ លើបណ្ណាគណនាបរទេស ផលដែលបានមកពីការធានាឱ្យមានសិទ្ធិធាន និងកម្រៃដទៃទៀត ដែលបានមកពីប្រតិបត្តិការហិរញ្ញវត្ថុ។
- ៨- ផលផ្សេងៗ និងផលពិសេស៖ សំដៅដល់ចំណូលពីការបង់អតិរេកថវិការបស់រដ្ឋបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចំណូលពីអតិរេករបស់ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពសាធារណៈ ប្រហាក់ប្រហែល, ទឹកប្រាក់បង្វិលចូលថវិការដ្ឋ ដោយការបើកផ្តល់លើសសម្រាប់ការអនុវត្តគម្រោង និងផល ឬ ចំណូលផ្សេងៗ ដែលត្រូវបានកំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- ៩- មូលនិធិតាមវិស័យពាក់ព័ន្ធ៖ សំដៅដល់ចំណូលមិនមែនសារពើពន្ធ ដែលប្រមូលបានពីការបង់ប្រាក់ ពីវិស័យឯកជន និងសាធារណៈ ផ្អែកតាមកាតព្វកិច្ច ឬ តាមគោលការណ៍ស្ម័គ្រចិត្ត ដែលមានកំណត់ ក្នុងលិខិតបទដ្ឋានគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬ ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជា ធរមាន។

វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងប្រមូលចំណូលពីទ្រព្យនិមាញ, ទ្រព្យគ្មានម្ចាស់, ប្រទានកម្ម, អច្ច័យ- ទាន, វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ, វិស័យល្បែងពាណិជ្ជកម្ម, ចំណូលពីផលហិរញ្ញវត្ថុ, និងផលផ្សេងៗ, និងផលពិសេសផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ។ ជាមួយគ្នានេះ, វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការ ប្រើប្រាស់មូលនិធិតាមវិស័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រី ក.ស.ហ.វ. និងរដ្ឋមន្ត្រី នៃក្រសួង ឬ ស្ថាប័នសាមី។

៧.៤. គោលការណ៍សំខាន់ៗក្នុងការចាត់ចែងសម្រាប់ចំណូលមិនមែនសារពើពន្ធ

៧.៤.១. ការរៀបចំថវិកា

ចំណូលមិនមែនសារពើពន្ធ គឺជាផ្នែកមួយនៃធនធានអចិន្ត្រៃយ៍របស់រដ្ឋ។ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ ដោយ អនុវត្តតាមចំណុចខាងក្រោម៖

- ត្រូវផ្សារភ្ជាប់ទៅនឹងគោលនយោបាយជាអាទិភាពនៃផែនការយុទ្ធសាស្ត្រថវិការបស់ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិសាមី។ ផែនការយុទ្ធសាស្ត្រថវិកាទាំងនេះ ផ្អែកលើក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ដែលបានកំណត់ដោយ រាជរដ្ឋាភិបាល

- ត្រូវរៀបចំបញ្ជីរាយមុខចំណូល និងការប៉ាន់ស្មានចំណូលទៅតាមមុខចំណូលនីមួយៗ ព្រមទាំងធ្វើចំណាត់ថ្នាក់មុខចំណូលទាំងនោះទៅតាមជំពូក គណនី អនុគណនីនៃមាតិកាចំណូលថវិកា
- ត្រូវមានមូលដ្ឋានគ្រោងគិតចំណូលទៅតាមមុខចំណូលនីមួយៗ និងត្រូវផ្អែកលើទិន្នន័យ, ស្ថានភាពចំណូល និងបំណុលកន្លងមក, ការរំពឹងលើប្រភពចំណូលថ្មី, តម្លៃសេវាសាធារណៈ, ទឹកប្រាក់ពិន័យទៅតាមប្រភេទបទល្មើស, តម្លៃក្នុងកិច្ចសន្យា, កិច្ចព្រមព្រៀង, សៀវភៅបន្តុក, ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈនៅក្នុងការអនុវត្តការងារប្រមូលចំណូលមិនមែនសារពើពន្ធរបស់ខ្លួន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

រដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការប៉ាន់ស្មានអំពីទំហំចំណូលប្រចាំឆ្នាំដែលអាចប្រមូលបានពីកម្រៃនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវគ្រោងចំណូលដែលបានប៉ាន់ស្មាននេះនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃមាតិកាថវិកា។

ក្នុងក្របខ័ណ្ឌឥណទានចំណូលដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធត្រូវរៀបចំកម្មវិធីចំណូលមិនមែនសារពើពន្ធ សម្រាប់រយៈពេលមួយឆ្នាំ ដោយបែងចែកកម្មវិធីចំណូលទៅតាមត្រីមាស និងលម្អិតតាមខែនីមួយៗ ព្រមទាំងរាយលម្អិតគ្រប់មុខចំណូល ទៅតាមជំពូក គណនី អនុគណនីនៃមាតិកាចំណូល។ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី ត្រូវផ្ញើកម្មវិធីចំណូលប្រចាំឆ្នាំទៅ ក.ស.ហ.វ. យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករា នៃឆ្នាំអនុវត្តកម្មវិធីចំណូល។

ការណែនាំបន្ថែមក្នុងការគ្រោងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ មានចែងនៅក្នុងសាធារណប្បត្តិការស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ការណែនាំបន្ថែមមានចែងនៅក្នុងសាធារណប្បត្តិ ក.ស.ហ.វ. ស្តីពីការរៀបចំថវិកាសម្រាប់ថ្នាក់ក្រោមជាតិ។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធនៃសាមីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ទៅតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាចំណូលថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមវិធាន និងនីតិវិធីហិរញ្ញវត្ថុជាធរមាន។ វិធាន និងនីតិវិធីនៃការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយអនុក្រឹត្យ។

ក.ស.ហ.វ. ត្រូវរៀបចំជាសេចក្តីណែនាំរួមមួយស្តីពីវិធីសាស្ត្រក្នុងការព្យាករចំណូលមិនមែនសារពើពន្ធដោយផ្ដោតលើប្រភេទចំណូលសំខាន់ៗ។

៧.៤.២. ការអនុវត្តថវិកា

៧.៤.២.១. ការប្រមូលចំណូលមិនមែនសារពើពន្ធ

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមគោលការណ៍ និងវិធានដូចខាងក្រោម ក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ៖

- ការប្រមូលចំណូលមិនមែនសារពើពន្ធតាមរយៈកិច្ចសន្យា កិច្ចព្រមព្រៀង សៀវភៅបន្ទុក ឬ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តការប្រមូលចំណូលតាមដាន ការត្រួតពិនិត្យវាយតម្លៃការប្រមូលចំណូល ស្របតាមវិធាន និងនីតិវិធីកំណត់ដោយ ក.ស.ហ.វ.
- សម្រាប់ចំណូលសេវាពីអង្គភាពច្រកចេញចូលតែមួយ, រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តការប្រមូលចំណូលពីកម្រៃលើសេវាដែលក្រសួង ស្ថាប័នបានប្រគល់ ឬ ធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលរាជធានី ខេត្តតាមតម្លៃសេវា ដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- សម្រាប់ចំណូលពីការិយាល័យច្រកចេញចូលតែមួយ, ការគ្រប់គ្រងចំណូលត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានាពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
- ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការបូកសរុបចំណូលដែលប្រមូលបានប្រចាំខែ ដើម្បីធ្វើបញ្ជីស្ថិតិ និងតាមដានទឹកប្រាក់ដែលប្រមូលបាន និងចំណូលដែលត្រូវប្រមូលបន្ត ដោយមានកំណត់សម្គាល់អំពីស្ថានភាពប្រមូលចំណូលទៅតាមមុខសញ្ញាចំណូលទាំងនោះ
- ចំពោះការប្រមូលចំណូលមិនមែនសារពើពន្ធដោយផ្ទាល់ជាសាច់ប្រាក់ ឬ ជាមូលប្បទានបត្រ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលគ្រប់គ្រង បោះពុម្ព និងបើកផ្តល់ដោយ ក.ស.ហ.វ.
- ការប្រើប្រាស់ប្រភេទបង្កាន់ដៃបង់ប្រាក់អេឡិចត្រូនិក ឬ ប្រភេទបង្កាន់ដៃបង់ប្រាក់ផ្សេងទៀត សម្រាប់ការប្រមូល ឬ ការទទួលចំណូលមិនមែនសារពើពន្ធដោយផ្ទាល់ជាសាច់ប្រាក់ ឬ ជាមូលប្បទានបត្រ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

៧.៤.២.២. ការបង់ចំណូលមិនមែនសារពើពន្ធ


ចំណូលមិនមែនសារពើពន្ធ ត្រូវបង់តាមគោលការណ៍ ដូចខាងក្រោម៖

- បង់ ឬ ផ្ទេរចូលគណនីទោលរបស់រតនាគារ ឬ តាមប្រព័ន្ធធនាគារដែក្ខ ឬ គណនីធនាគារណាមួយតាមការកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ.
- បង់តាមរយៈរដ្ឋទេយ្យករចំណូល ឬ ភ្នាក់ងារប្រមូលចំណូល។


វិធានការ និងនីតិវិធីនៃការបង់ចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយប្រកាសរដ្ឋមន្ត្រី ក.ស.ហ.វ. ។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធតាមរយៈរដ្ឋទេយ្យករចំណូល ត្រូវបង់ចំណូលដែលប្រមូលបានទាំងអស់ចូលគណនីធនាគារទោលរបស់រតនាគារ ឬ គណនីរបស់ធនាគារដែក្ខ ឬ ធនាគារណាមួយតាមការកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ. និងធ្វើសលាកបត្រចំណូលថវិកាថ្នាក់ជាតិ ឬ ថ្នាក់ក្រោមជាតិ ដោយមិនត្រូវប្រើប្រាស់ចំណែកណាមួយនៃប្រាក់ចំណូល ទៅកាត់កងដោយត្រង់ជាមួយចំណាយ ឬ រក្សាទុកខ្លះ សម្រាប់ការចំណាយពិសេសណាមួយឡើយ លើកលែងតែមានគោលការណ៍អនុញ្ញាតដោយនាយករដ្ឋមន្ត្រី តាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

ដ្យាក្រាម ៧.១. នីតិវិធីនៃការបង់ ឬ ផ្ទេរចូលគណនីទោលរបស់រតនាគារ ឬ ធនាគារ



ដ្យាក្រាម ៧.២. នីតិវិធីនៃការបង់តាមរដ្ឋទេយ្យករចំណូល ឬ ភ្នាក់ងារប្រមូលចំណូល



សម្គាល់៖ ករណីចំណូលមិនមែនសារពើពន្ធមិនមានប្រាក់រង្វាន់ ក្រោយពេលបញ្ចប់វិក្កយបត្រក្នុងប្រព័ន្ធ NRMIS ក្រសួងស្ថាប័ន ត្រូវបោះពុម្ពសលាកបត្រ និងបញ្ជូនទៅរតនាគារតែម្តង។

វិធាន និងនីតិវិធីនៃការប្រមូលចំណូល និងការបង់ចំណូលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយអនុក្រឹត្យ។

៧.៤.៣. ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធទាំងក្នុងនិងក្រៅប្រទេសរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ជាកម្មវត្ថុនៃការធ្វើទំនើបកម្ម ដើម្បីពង្រឹងយន្តការប្រមូល កត់ត្រា និងតាមដានចំណូល និងបំណុលមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព។ ក.ស.ហ.វ. ជាស្ថាប័ននិម្មាបនករក្នុងការបង្កើត គ្រប់គ្រង និងដឹកនាំអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ។

គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវចូលរួមអនុវត្តប្រព័ន្ធ NRMIS ឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និងត្រូវបង្កើតលេខអត្តសញ្ញាណចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទដោយលម្អិតតាមមុខសញ្ញានីមួយៗ តាមការណែនាំ ការពិនិត្យ និងការសម្រេចអំពីអនុលោមភាព ដោយ ក.ស.ហ.វ. ។

ចំពោះប្រព័ន្ធបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវមានការចូលរួមពី ក.ស.ហ.វ. ដើម្បីធានាអំពីការធ្វើសន្ទនាកម្មទិន្នន័យជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ របស់ ក.ស.ហ.វ. និងផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ សម្រាប់វិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រព័ន្ធ NRMIS ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ក្រសួង ស្ថាប័ន ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ផ្តល់សេវាសាធារណៈ ត្រូវធ្វើសន្ទនាកម្មទិន្នន័យជាមួយប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រភេទសេវាសាធារណៈដែលបានប្រគល់ ឬ ប្រតិភូកម្មមុខងារគ្រប់គ្រង និងប្រមូលចំណូលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

៧.៤.៤. ការកត់ត្រា និងការផ្គូផ្គង

អ្នកមានកាតព្វកិច្ចបង់ចំណូលមិនមែនសារពើពន្ធ ត្រូវបំពេញបែបបទ និងបំពេញកាតព្វកិច្ចការបង់របស់ខ្លួនតាមរយៈនីតិវិធីនៃការបង់ដូចបានបង្ហាញខាងលើនៅក្នុងដ្យាក្រាម ៧.១. នីតិវិធីនៃការបង់ ឬ ផ្ទេរចូលគណនីទោលរបស់រតនាគារ ឬ គណនីធនាគារ និងដ្យាក្រាម ៧.២. នីតិវិធីនៃការបង់តាមរយៈរដ្ឋទេយ្យករចំណូល ឬ ភ្នាក់ងារប្រមូលចំណូល។ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបញ្ជូលលេខយោង និងបោះពុម្ពសលាកបត្រ និងឯកសារទូទាត់ប្រាក់រង្វាន់ចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្ញើទៅកាន់អគ្គនាយកដ្ឋានរតនាគារជាតិជារៀងរាល់ថ្ងៃ ដើម្បីធ្វើការផ្គូផ្គងជាមួយគណនីបណ្តោះអាសន្ន និងផ្ទេរពីគណនីបណ្តោះអាសន្នចូលទៅគណនីថវិកាជាតិ។

ធនាគារជាតិជាតិជាដៃគូ ឬ ធនាគារដែលកំណត់ដោយរដ្ឋមន្ត្រី ក.ស.ហ.វ. ត្រូវផ្ទេរសមតុល្យដែលទទួលបានទៅគណនីទោលរតនាគារជារៀងរាល់ថ្ងៃតាមម៉ោង ដែលបានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាង ក.ស.ហ.វ. និងធនាគារ។


រដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករចំណូលរង ត្រូវចុះកិច្ចបញ្ជីការទូទាត់នូវរាល់កិច្ចប្រតិបត្តិការដែលកើតឡើងប្រចាំថ្ងៃ ទៅតាមនីតិវិធីគ្រប់គ្រងរដ្ឋទេយ្យចំណូលសម្រាប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែល

ប្រមូលចំណូលមិនមែនសារពើពន្ធ តាមការកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ អគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវធ្វើការផ្គត់ផ្គង់ជាមួយរបាយការណ៍ធនាគារប្រចាំថ្ងៃ និងរៀងរាល់ចុងខែ។

ក្រសួង ស្ថាប័ន ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវផ្ញើបណ្តាញប្រាក់ និងសលាកបត្របង់ចំណូលថវិកាជាតិ (ច្បាប់ថតចម្លងចំនួនមួយច្បាប់) រៀងរាល់ដំណាច់ខែ ទៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃ ក.ស.ហ.វ. ដើម្បីតាមដានការអនុវត្តចំណូល។

មន្ទីរជំនាញ និងអង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវផ្ញើបណ្តាញប្រាក់ និងសលាកបត្របង់ចំណូលថវិកាថ្នាក់ក្រោមជាតិ (ច្បាប់ថតចម្លងចំនួនមួយច្បាប់) រៀងរាល់ដំណាច់ខែ ទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីតាមដានការអនុវត្តចំណូល។

ដ្យាក្រាម ៧.៣. ការកត់ត្រាចំណូលមិនមែនសារពើពន្ធ (ផ្ទេរចូលថវិកាជាតិ)



ក្រសួង ស្ថាប័នថ្នាក់ជាតិ ត្រូវធ្វើរបាយការណ៍ស្តីពីស្ថានភាពនៃការអនុវត្តចំណូល និងបំណុលមិនមែនសារពើពន្ធប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ផ្ញើទៅ ក.ស.ហ.វ.។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើរបាយការណ៍ស្តីពីស្ថានភាពនៃការអនុវត្តចំណូល និងបំណុលមិនមែនសារពើពន្ធរបស់ខ្លួន និងមន្ទីរជំនាញរាជធានី ខេត្តប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ហើយផ្ញើទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីធ្វើរបាយការណ៍បូកសរុប និងផ្ញើទៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃ ក.ស.ហ.វ., អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃ ក.ស.ហ.វ., និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃ ក.ស.ហ.វ.។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំ និងធ្វើរបាយការណ៍ខាងលើឱ្យបានមុន៖

- ថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ
- ថ្ងៃទី១០ នៃខែដើមត្រីមាសបន្ទាប់ សម្រាប់របាយការណ៍ប្រចាំត្រីមាស
- ថ្ងៃទី១៥ ខែកក្កដា សម្រាប់របាយការណ៍ប្រចាំឆមាសទី១
- ថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

នៅរៀងរាល់ដំណាច់ឆ្នាំ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការបូកសរុប និងផ្គូផ្គងលទ្ធផល នៃការអនុវត្តចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំឱ្យបានត្រឹមត្រូវជាមួយនឹងគណនេយ្យករសាធារណៈ នៅអគ្គនាយកដ្ឋានរតនាគារជាតិ និងរាជធានី ខេត្ត។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើរបាយការណ៍ស្តីពីការផ្តល់ទិដ្ឋភាពអេឡិចត្រូនិក ដោយមានរាយការណ៍តាមប្រភេទ និងតម្លៃទិដ្ឋភាពនីមួយៗជាប្រចាំខែ ត្រីមាស និងឆ្នាំ។ ក្រសួងមហាផ្ទៃ និង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើរបាយការណ៍ស្តីពីស្ថានភាពបញ្ចូលបញ្ចេញទិដ្ឋភាពស្ថិត ដោយមានរាយការណ៍តាមប្រភេទ តម្លៃទិដ្ឋភាពស្ថិត និងតាមអង្គភាពប្រើប្រាស់ដែលស្ថិតក្រោមឱវាទ ដូចជាការ ប្រើប្រាស់ទិដ្ឋភាពស្ថិតនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារ ព្រំដែនផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា តាមបណ្តាស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស។ របាយការណ៍ខាងលើនេះត្រូវផ្ញើទៅ ក.ស.ហ.វ. ឱ្យបានមុន៖

- ថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ
- ថ្ងៃទី១០ នៃខែដើមត្រីមាសបន្ទាប់ សម្រាប់របាយការណ៍ប្រចាំត្រីមាស
- ថ្ងៃទី៣១ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

៧.៤.៥. បំណុលមិនមែនសារពើពន្ធ និងការតឹងទារបំណុល

បំណុលមិនមែនសារពើពន្ធ ជាចំនួនទឹកប្រាក់នៃចំណូលមិនមែនសារពើពន្ធ ដែលបុគ្គលជាប់កាតព្វកិច្ចត្រូវ បង់ខកខានក្នុងការបំពេញកាតព្វកិច្ចបង់ចំណូលក្នុងរយៈពេល និងលក្ខខណ្ឌដែលបានកំណត់ក្នុងលិខិតគតិយុត្ត បង្កើតចំណូលមិនមែនសារពើពន្ធ ឬ បង្កាន់ដៃបង់ប្រាក់ពិន័យ ឬ សេចក្តីសម្រេចរបស់តុលាការ ឬ លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។ បំណុលមិនមែនសារពើពន្ធរួមមាន ចំនួនទឹកប្រាក់ដែលបុគ្គលជាប់កាតព្វកិច្ចត្រូវបង់ ខកខានក្នុងការបំពេញកាតព្វកិច្ចបង់ចំណូល ការប្រាក់ និងប្រាក់ពិន័យ។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវត្រួតពិនិត្យតាមដាន ជាប្រចាំលើកាតព្វកិច្ចបង់ចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ។ ក្នុងករណីដែលបុគ្គលជាប់កាតព្វកិច្ចត្រូវបង់ មិនបានអនុវត្តកាតព្វកិច្ចបង់ចំណូលរបស់ខ្លួននៅឥណ្ឌាប្រតិទាន ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តបង្កើត ចំណូលមិនមែនសារពើពន្ធ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវចាត់ទុកជាបំណុលមិនមែនសារពើពន្ធ និងត្រូវចាត់វិធានការលើបំណុលមិនមែនសារពើពន្ធនេះ។

ក្នុងករណីមិនអាចប្រមូលបានដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែនសារពើពន្ធបំណុលនោះត្រូវអនុវត្តវិធានការតឹងទារ តាមរយៈយន្តការក្រុមការងារអន្តរក្រសួងតឹងទារបំណុល មិនមែនសារពើពន្ធដែលដឹកនាំដោយ ក.ស.ហ.វ. ។

វិធាន និងនីតិវិធីនៃការតឹងទារ និងការជម្រះបញ្ជីនៃបំណុលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយអនុក្រឹត្យ។

ចំពោះការតឹងទារបំណុលមិនមែនសារពើពន្ធ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការ សំខាន់ៗ ដូចខាងក្រោម៖

- ក្នុងរយៈពេល ៦០ ថ្ងៃ គិតចាប់ពីថ្ងៃផុតកំណត់ឱ្យបង់ប្រាក់៖ ត្រូវចេញលិខិតរំលឹកដល់អ្នកជាប់កាតព្វកិច្ចឱ្យបង់បំណុល

- លើសពី ៦០ ថ្ងៃ គិតចាប់ពីថ្ងៃផុតកំណត់ឱ្យបង់ប្រាក់÷ ត្រូវចាត់វិធានការលើបំណុលដែលត្រូវតឹងទារ និងត្រូវពិន័យយ៉ាងតិច ២% ក្នុងមួយខែលើចំនួនទឹកប្រាក់បំណុលដើម និងទឹកប្រាក់ពិន័យកន្លងមក ដែលនៅមិនទាន់បានបំពេញកាតព្វកិច្ចបង់សងជូនភាគីរដ្ឋ ឬ តាមអត្រាផ្សេងទៀតដែលកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.
- ផុតរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃផុតកំណត់ឱ្យបង់ប្រាក់÷ ក្នុងករណីអ្នកជាប់កាតព្វកិច្ចនៅតែមិន ទូទាត់បំណុលរបស់ខ្លួន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបញ្ជូនសំណុំរឿង និងឯកសារ ភស្តុតាងទាំងអស់មក ក.ស.ហ.វ. និងផ្តល់កិច្ចសហការ ដើម្បីចាត់វិធានការតឹងទារបំណុល តាមរយៈ យន្តការក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ ក.ស.ហ.វ.។

វិធាន និងនីតិវិធីលម្អិតនៃការតឹងទារបំណុលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

៧.៤.៦. ការជម្រះបញ្ជីនៃបំណុលមិនមែនសារពើពន្ធ

ការជម្រះបញ្ជីនៃបំណុលមិនមែនសារពើពន្ធ ត្រូវអនុវត្តតាមវិធាន ដូចខាងក្រោម÷

- កូនបំណុលជានីតិបុគ្គលដែលបានចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានប្រកាសក្ស័យធន ស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
- កូនបំណុលត្រូវបានពិនិត្យ និងវាយតម្លៃអំពីអសាធារណភាព ដោយក្រុមការងារអន្តរក្រសួងតឹងទារបំណុល មិនមែនសារពើពន្ធ
- កូនបំណុលបាត់ខ្លួន ឬ អវត្តមាន ឬ ទទួលមរណភាពដោយគ្មានសិទ្ធិវន្ត ឬ សន្តតិជន ដោយមានការ បញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
- កូនបំណុលបានទូទាត់សងនូវបំណុលដែលជំពាក់គ្រប់ចំនួន និងចប់សព្វគ្រប់
- បំណុលដែលបាត់សារវត្ថុ និងត្រូវបានវាយតម្លៃដោយក្រុមការងារអន្តរក្រសួងតឹងទារបំណុលមិនមែន សារពើពន្ធ
- បំណុលដែលត្រូវបានកំណត់ជាកម្មវត្ថុនៃការជម្រះបញ្ជី ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន ឬ ដោយការសម្រេចរបស់រាជរដ្ឋាភិបាល។

ការជម្រះបញ្ជីបំណុលមិនមែនសារពើពន្ធ ពុំមានអនុភាពគតិយុត្តឱ្យថ្លោះសិទ្ធិរបស់រដ្ឋ ក្នុងករណីពិនិត្យ ឃើញថា÷

- កូនបំណុលដែលបានបញ្ជាក់អសាធារណភាព មានសាធារណភាពឡើងវិញ ឬ
- កូនបំណុលដែលបានបាត់ខ្លួន ឬ អវត្តមាន បានបង្ហាញខ្លួន ឬ មានវត្តមានវិញ ឬ
- កូនបំណុលដែលបានបញ្ជាក់ថា គ្មានសិទ្ធិវន្ត ឬ គ្មានសន្តតិជន ត្រូវបានរកឃើញថា មានសិទ្ធិវន្ត ឬ មានសន្តតិជនវិញ។

វិធាន និងនីតិវិធីលម្អិតនៃការជម្រះបញ្ជីនៃបំណុលមិនមែនសារពើពន្ធ ត្រូវកំណត់ដោយអនុក្រឹត្យ។

៧.៥. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធ

យន្តការគោលក្នុងការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធមានដូចក្នុងតារាង ៧.១. ខាងក្រោម។

តារាង ៧.១. យន្តការត្រួតពិនិត្យ និងវាយតម្លៃក្នុងការងារថវិកាសម្រាប់ចំណូលមិនមែនសារពើពន្ធ

អង្គភាព	មុខងារពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងវាយតម្លៃ
គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ (គ.ម.ព.)	- តាមដានការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាព និងសូចនាករទាំងអស់ពាក់ព័ន្ធការប្រមូលចំណូលមិនមែនសារពើពន្ធដែលត្រូវបានកំណត់ដោយគោលនយោបាយ និងយុទ្ធសាស្ត្រជាធរមានរួមទាំងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម - រៀបចំ ឬកសរុបរបាយការណ៍ និងវាយតម្លៃ លើវឌ្ឍនភាពប្រចាំឆមាស និងប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកៀរគរចំណូល និងតឹងទារបំណុលមិនមែនសារពើពន្ធជូននាយករដ្ឋមន្ត្រី។
អគ្គនាយកដ្ឋានគោលនយោបាយ នៃ ក.ស.ហ.វ.	- បំពេញមុខងារជាសេនាធិការឱ្យ គ.ម.ព. ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃ ក.ស.ហ.វ. - សម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការតាមដាន និងការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាធរមាន រួមទាំងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម - ពិនិត្យ តាមដាន សម្របសម្រួល និងឬកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ឆមាស និងឆ្នាំ នៃការអភិវឌ្ឍផែនការសកម្មភាពកៀរគរចំណូល និងតឹងទារបំណុលមិនមែនសារពើពន្ធ ឬ ទៅតាមការចាំបាច់ - រៀបចំអនុសាសន៍ជូន គ.ម.ព. ស្តីពីការជំរុញការអនុវត្តផែនការសកម្មភាពកៀរគរចំណូល និងតឹងទារបំណុលមិនមែនសារពើពន្ធឱ្យស្របតាមសូចនាករដែលបានកំណត់។
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃ ក.ស.ហ.វ.	- ផ្តល់ជំនួយដល់អគ្គនាយកដ្ឋានគោលនយោបាយ ដើម្បីបំពេញមុខងារជាសេនាធិការឱ្យ គ.ម.ព. - រក្សាការពារទិន្នន័យនៃការប្រមូលចំណូល និងបំណុលមិនមែនសារពើពន្ធនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃ ក.ស.ហ.វ.	- ត្រួតពិនិត្យ និងតាមដានការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ - តាមដានវិហារធនធាននៅក្នុងមូលនិធិនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានមកពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជន។

អង្គភាព	មុខងារពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងវាយតម្លៃ
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃសាមីក្រសួងស្ថាប័ន	- សវនកម្មទៅលើការងារថវិកាចំណូលមិនមែនសារពើពន្ធ ដើម្បីធានាសុក្រឹតភាពនៃរបាយការណ៍ និងសកម្មភាពការងារនានា - បំពេញមុខងារពាក់ព័ន្ធផ្សេងទៀត។
អគ្គាធិការដ្ឋាននៃ ក.ស.ហ.វ.	- ចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចដំណើរការនៅរដ្ឋបាលថ្នាក់ជាតិ គ្រប់ក្រសួងស្ថាប័ន អង្គភាព និងថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ក្នុងការអនុវត្តវិន័យ និងនីតិវិធីកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ រួមមានទាំងចំណូលចំណាយថវិកាជាតិ និងការទទួលខុសត្រូវការគ្រប់គ្រងការប្រើប្រាស់ប្រាក់កាសសាធារណៈ - ជំរុញពង្រឹងការរៀបចំចំណូលមិនមែនសារពើពន្ធដោយតម្រូវឱ្យមានការបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិ ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា - ធ្វើអធិការកិច្ចត្រួតពិនិត្យឯកសារពាក់ព័ន្ធ លើករណីដែលមានការកិបកេង ការក្លែងបន្លំឯកសារនានាពាក់ព័ន្ធហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រភពធនធានរដ្ឋ និងធនធានហិរញ្ញវត្ថុសាធារណៈ - ធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច ជូនរដ្ឋមន្ត្រី ក.ស.ហ.វ. - បំពេញមុខងារពាក់ព័ន្ធផ្សេងទៀត។
អាជ្ញាធរសវនកម្មជាតិ	- ដើរតួនាទីជាសវនកម្មផ្ទៃក្រៅឯករាជ្យមានសិទ្ធិធ្វើសវនកម្មទៅលើការងារថវិការួមទាំងចំណូលមិនមែនសារពើពន្ធ ដើម្បីធានាសុក្រឹតភាពនៃរបាយការណ៍ និងការងារសកម្មភាពនានាបន្ថែមទៀត - ធ្វើរបាយការណ៍សវនកម្មជូន រដ្ឋសភា ព្រឹទ្ធសភា ដោយផ្ទាល់ និងជូនរាជរដ្ឋាភិបាល ដើម្បីជ្រាបជាព័ត៌មាន - បំពេញមុខងារពាក់ព័ន្ធផ្សេងទៀត។



ជំពូកទី៨

លទ្ធកម្មសាធារណៈ

លទ្ធកម្មសាធារណៈ ជាផ្នែកមួយនៃការគ្រប់គ្រង និងការអនុវត្តចំណាយសាធារណៈ។ កិច្ចលទ្ធកម្ម រួមមាន ការទិញទំនិញ ការសាងសង់ ឬ ជួសជុល និង ការជួលសេវាកម្ម ឬ សេវាទីប្រឹក្សា ត្រូវអនុវត្តជាមួយវិធីសាស្ត្រ ជាក់លាក់ សម្រាប់ការបំពេញតម្រូវការប្រើប្រាស់របស់ក្រសួង ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុ ដទៃទៀត ក្នុងការផ្តល់សេវាសាធារណៈពាក់ព័ន្ធ ឬ ក្នុងការអនុវត្តគម្រោងវិនិយោគសាធារណៈនានា ដើម្បីម ចំណែកធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គម្លាត និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លទ្ធកម្មសាធារណៈ ត្រូវប្រកាន់យកគោលការណ៍សំខាន់ៗ រួមមាន គម្លាត គណនេយ្យភាព សុចរិតភាព ការប្រកួតប្រជែង ភាពយុត្តិធម៌ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ចីរភាព គុណភាព ការសន្សំសំចៃ និងភាពទាន់ពេល ព្រមទាំងធានាឱ្យបានប្រព័ន្ធលទ្ធកម្មសាធារណៈឯកភាពមួយ។ ការអនុវត្ត និងការប្រកាន់ភ្ជាប់នូវគោលការណ៍នេះ ក្នុងប្រតិបត្តិការនៃលទ្ធកម្មសាធារណៈក្នុងគ្រប់ដំណាក់កាល នឹងជួយឱ្យរាជរដ្ឋាភិបាលបង្កើតនូវតម្លៃនៃលុយ។ ទន្ទឹមនេះ, កិច្ចលទ្ធកម្មដែលពាក់ព័ន្ធនឹងការទិញទំនិញ ឬ ការជួលសេវាកម្មដែលជាស្នាដៃផលិតកម្មជាតិ ឬ ជំនាញ ក្នុងស្រុក ឬ កម្មវិធីពង្រឹងនវានុវត្តន៍ជាតិ ក៏ជាឧបករណ៍គន្លឹះក្នុងការជំរុញខ្សែផលិតកម្មក្នុងស្រុក ទាំងបរិមាណ គុណភាព និងពិពិធកម្ម។

ជំពូកនេះចង្អុលបង្ហាញចំណុចសំខាន់ៗនៃប្រព័ន្ធលទ្ធកម្មសាធារណៈ រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- វិធីសាស្ត្រលទ្ធកម្ម
- ដំណើរការលទ្ធកម្មសាធារណៈ
- ការដោះស្រាយបណ្តឹងតវ៉ា
- ក្រមសីលធម៌លទ្ធកម្ម
- ទោសប្បញ្ញត្តិ។

៨.១. ក្របខ័ណ្ឌគតិយុត្ត

ក្របខ័ណ្ឌគតិយុត្តគោលពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀតជាធរមាន។

ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ គឺជាច្បាប់គោល និងមានវិសាលភាពអនុវត្តលើគ្រប់លទ្ធកម្មសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតពីប្រភពធនធាន លើកលែងតែ៖

១- លទ្ធកម្មគ្រោងគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ដែលត្រូវអនុវត្តតាមគោលការណ៍ណែនាំ និងនីតិវិធី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន។ ប្រសិនបើកិច្ចព្រមព្រៀងមិនបានកំណត់អំពីគោលការណ៍ណែនាំ និងនីតិវិធីលទ្ធកម្មណាមួយផ្សេងទេ ដំណើរការលទ្ធកម្មសាធារណៈ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។

២- លទ្ធកម្មដែលត្រូវអនុវត្តតាមច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន។

៣- លទ្ធកម្មដែលប៉ះពាល់ដល់ការសម្ងាត់ក្នុងវិស័យការពារជាតិ និងសន្តិសុខសាធារណៈ ត្រូវមានការសម្រេចពីនាយករដ្ឋមន្ត្រី។

គ្រប់លទ្ធកម្មសាធារណៈ ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិទូទៅ ស្របទៅតាមប្រភពនៃថវិកានីមួយៗ ដូចខាងក្រោម៖

- សៀវភៅលទ្ធកម្មស្តីពីការអនុវត្តវិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ សម្រាប់កិច្ចលទ្ធកម្មនៃចំណាយសាធារណៈ ពីប្រភពថវិកាក្នុងស្រុក
- នីតិវិធីរួមសម្រាប់ការគ្រប់គ្រងការរៀបចំ និងតាមដានអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងនីតិវិធីរួមបច្ចុប្បន្នកម្មសម្រាប់ការគ្រប់គ្រងលទ្ធកម្មគម្រោង សម្រាប់កិច្ចលទ្ធកម្មក្នុងក្របខ័ណ្ឌ នៃគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ និងក្នុងករណីកិច្ចព្រមព្រៀងគម្រោងមិនមានចែងពីគោលការណ៍ និងនីតិវិធីលទ្ធកម្ម
- នីតិវិធីប្រតិបត្តិការនៃការគ្រប់គ្រង រៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយថវិកាថ្នាក់ជាតិ (គម្រោងវិនិយោគផ្ទាល់) សម្រាប់លទ្ធកម្មគម្រោងវិនិយោគផ្ទាល់
- នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន។

ចំពោះបទដ្ឋាននានា ដែលតម្រូវក្នុងការរៀបចំ និងការអនុវត្តកិច្ចលទ្ធកម្ម គ្រប់ស្ថាប័នពាក់ព័ន្ធអាចរកមើលលម្អិតនៅក្នុងឯកសារនីតិវិធីប្រតិបត្តិនីមួយៗ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតដែលមានជាធរមាន។

ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវរៀបចំចងក្រងឯកសារបទប្បញ្ញត្តិ និងគោលការណ៍អនុវត្តពាក់ព័ន្ធទាំងឡាយតាមឋានានុក្រមដែលចាប់ផ្តើមពីច្បាប់ អនុក្រឹត្យ ប្រកាស សាវចរណែនាំ និងសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈរបស់កម្ពុជា ព្រមទាំងនីតិវិធីប្រតិបត្តិរួមខាងលើ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។

ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវចាត់បញ្ជូនមន្ត្រីលទ្ធកម្មចូលរួមការបណ្តុះបណ្តាលដែលរៀបចំដោយ ក.ស.ហ.វ. ដើម្បីពង្រឹងសមត្ថភាពយល់ដឹងរបស់មន្ត្រីក្នុងការងារលទ្ធកម្មសាធារណៈ អំពីបទប្បញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍អនុវត្តជាធរមាន។

៨.២. ក្របខ័ណ្ឌស្ថាប័ន

ស្ថាប័នពាក់ព័ន្ធក្នុងដំណើរការលទ្ធកម្មសាធារណៈមាន ៤ ប្រភេទ ក្នុងនោះ រួមមាន៖

- ១- ស្ថាប័នគ្រប់គ្រងលទ្ធកម្មសាធារណៈ៖ ក.ស.ហ.វ. ជាស្ថាប័នគ្រប់គ្រងលទ្ធកម្មសាធារណៈ ដែលបំពេញមុខងារជានិយ័តករ និងត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម ដូចបានចែងក្នុងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។
- ២- ស្ថាប័នអនុវត្តលទ្ធកម្ម៖ ក្រសួង ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត មានភារកិច្ចរៀបចំផែនការលទ្ធកម្ម អនុវត្ត និងរាយការណ៍អំពីការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។
- ៣- ស្ថាប័នផ្តល់ហិរញ្ញប្បទាន៖ រាជរដ្ឋាភិបាល ឬ ដៃគូអភិវឌ្ឍន៍ ជាស្ថាប័នផ្តល់ហិរញ្ញប្បទានទៅតាមភាពជាក់ស្តែងនៃប្រភពធនធាន។ សម្រាប់លទ្ធកម្មមានប្រភពធនធានថវិកាក្នុងស្រុក ការបែងចែកថវិកាត្រូវអនុលោមទៅតាមបទប្បញ្ញត្តិនានាដែលមាននៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ ការបែងចែកថវិកា ដែលមានប្រភពធនធានពីក្រៅ ឬ ក្រោមរូបភាពរដ្ឋនិងឯកជន ត្រូវអនុលោមទៅតាមកិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងដៃគូអភិវឌ្ឍន៍ ឬ ភាគីឯកជន។
- ៤- អង្គភាពប្រើប្រាស់៖ សំដៅដល់អង្គភាពនានានៃស្ថាប័នអនុវត្តលទ្ធកម្មដែលជាអ្នកលើកតម្រូវការ និងទទួលផលពីការអនុវត្តកិច្ចលទ្ធកម្ម។

តារាង ៨.១. ស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម

ស្ថាប័នគ្រប់គ្រងលទ្ធកម្ម
ក.ស.ហ.វ. អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
ស្ថាប័នអនុវត្តលទ្ធកម្ម
ក្រសួង ស្ថាប័ន គណៈកម្មាធិការលទ្ធកម្ម អង្គភាពលទ្ធកម្ម ក្រុមលទ្ធកម្ម អង្គភាពអនុវត្តគម្រោងនានា អគ្គនាយកដ្ឋាន/នាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល

៨.២.១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក. ស. ហ. វ. មានអត្តនាយកដ្ឋាន/អង្គភាព ជាសេនាធិការក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈ រួមមាន៖

- អត្តនាយកដ្ឋានលទ្ធកម្មសាធារណៈ មានតួនាទីគ្រប់គ្រងលទ្ធកម្មសាធារណៈ ដែលប្រើប្រាស់ប្រភពធនធានថវិកាក្នុងស្រុក រួមទាំងលទ្ធកម្មនៃគម្រោងវិនិយោគសាធារណៈ។
- អត្តនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល មានតួនាទីគ្រប់គ្រងលទ្ធកម្មសាធារណៈក្រោមគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។
- អត្តនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន មានតួនាទីគ្រប់គ្រងលទ្ធកម្មសាធារណៈ ដែលស្ថិតនៅក្រោមគម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។
- មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើរតួនាទីតំណាងឱ្យអត្តនាយកដ្ឋានលទ្ធកម្មសាធារណៈក្នុងការងារលទ្ធកម្ម របស់មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

៨.២.២. តួនាទីនៃការគ្រប់គ្រងលទ្ធកម្មសាធារណៈ នៃស្ថាប័នអនុវត្តលទ្ធកម្ម

អនុលោមតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវបង្កើតគណៈកម្មាធិការលទ្ធកម្មមួយ ដើម្បីទទួលខុសត្រូវត្រួតពិនិត្យលើផែនការលទ្ធកម្ម និងឯកសារដេញថ្លៃ, ធ្វើការវាយតម្លៃប្រគល់កិច្ចសន្យា គ្រប់គ្រងការអនុវត្តកិច្ចសន្យា, និងដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្មតាមសមត្ថកិច្ចរបស់ខ្លួន។ គណៈកម្មាធិការលទ្ធកម្ម ត្រូវដឹកនាំដោយថ្នាក់ដឹកនាំបន្ទាប់មួយរូប តាមការប្រគល់សិទ្ធិពីប្រធានស្ថាប័នអនុវត្តលទ្ធកម្ម។ ប្រធានស្ថាប័នអនុវត្តលទ្ធកម្ម ជាអ្នកទទួលខុសត្រូវក្នុងការអនុម័តសម្រេចលើរបាយការណ៍វាយតម្លៃប្រគល់កិច្ចសន្យា និងចុះហត្ថលេខាលើកិច្ចសន្យា។ បន្ថែមលើនេះ ប្រធានស្ថាប័នអនុវត្តលទ្ធកម្ម ក៏មានឆន្ទានុសិទ្ធិក្នុងការប្រគល់សិទ្ធិជូនថ្នាក់ដឹកនាំក្រោមឱវាទក្នុងការអនុម័ត និងចុះហត្ថលេខាលើកិច្ចសន្យាក្នុងនាមប្រធានស្ថាប័នអនុវត្តលទ្ធកម្ម។ ប្រធានស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវទទួលខុសត្រូវរួមលើការគ្រប់គ្រង ការដឹកនាំការអនុវត្តកិច្ចលទ្ធកម្ម និងការធានាអនុលោមភាពនៃការអនុវត្តតាមច្បាប់បទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធ។

ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវបង្កើតអង្គភាពលទ្ធកម្មមួយដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានមន្ត្រីជំនាញផ្នែកលទ្ធកម្មសាធារណៈគ្រប់គ្រាន់ ព្រមទាំងមានសិទ្ធិអំណាចសមស្រប ដើម្បីទទួលខុសត្រូវអនុវត្តរាល់កិច្ចលទ្ធកម្ម ស្របតាមលក្ខខណ្ឌកំណត់ជាក់លាក់ដែលកំណត់ដោយអនុក្រឹត្យ។

អង្គភាពលទ្ធកម្ម មានរចនាសម្ព័ន្ធស្ថិតក្រោមប្រធានស្ថាប័នផ្ទាល់ និងជាសេនាធិការឱ្យគណៈកម្មាធិការលទ្ធកម្ម។ អង្គភាពលទ្ធកម្ម ត្រូវដឹកនាំដោយប្រធានមួយរូប ដែលមិនត្រូវមានតួនាទី និងភារកិច្ចពាក់ព័ន្ធនឹងកិច្ចការហិរញ្ញវត្ថុផ្សេងទៀតក្នុងស្ថាប័នរបស់ខ្លួនឡើយ។ ប្រធានអង្គភាពលទ្ធកម្ម ជាលេខាធិការរបស់គណៈកម្មាធិការលទ្ធកម្ម។ ចំពោះនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម មានកំណត់ក្នុងអនុក្រឹត្យដោយឡែក។

ស្ថាប័នអនុវត្តលទ្ធកម្ម ដែលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ អាចបង្កើតក្រុមលទ្ធកម្ម សម្រាប់អនុវត្តកិច្ចលទ្ធកម្មជំនួសឱ្យការបង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម ស្របតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ។

អនុលោមទៅតាមខ្លឹមសារពាក់ព័ន្ធនៃនីតិវិធីរួមបញ្ចូលប្រកាសសម្រាប់ការគ្រប់គ្រងលទ្ធកម្មគម្រោង សម្រាប់ កិច្ចលទ្ធកម្មក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ប្រធានស្ថាប័នអនុវត្តលទ្ធកម្ម អាចចាត់តាំង មន្ត្រីលទ្ធកម្ម និងបង្កើតគណៈកម្មាធិការលទ្ធកម្មផ្សេងទៀតក្រោមក្របខ័ណ្ឌនៃអង្គភាពគ្រប់គ្រងគម្រោង ដែល ផ្តល់ហិរញ្ញប្បទានដោយប្រភពធនធានពីក្រៅ ដោយប្រកាសរបស់ក្រសួង ស្ថាប័ន។ រចនាសម្ព័ន្ធនេះត្រូវតែបញ្ចប់ ឬ អស់សុពលភាព នៅពេលគម្រោងត្រូវបានបញ្ចប់ ឬ ការបើកប្រាក់ប្រើប្រាស់នៃគម្រោងត្រូវផុតអាណត្តិ។

៨.២.៣. សិទ្ធិសម្រេចនៃកិច្ចលទ្ធកម្ម

សិទ្ធិសម្រេចនៃកិច្ចលទ្ធកម្មដែលប្រើប្រាស់ប្រភពធនធានថវិកាក្នុងស្រុក មានពីរប្រភេទរួមមាន ១) កិច្ចលទ្ធកម្មក្រោមសិទ្ធិសម្រេច, និង ២) កិច្ចលទ្ធកម្មលើសសិទ្ធិសម្រេចរបស់ស្ថាប័នអនុវត្តលទ្ធកម្ម។ ករណីកិច្ចលទ្ធកម្ម ដែលលើសសិទ្ធិសម្រេចរបស់ខ្លួន ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវឆ្លងការត្រួតពិនិត្យ និងសម្រេចចុងក្រោយពី ក.ស.ហ.វ.។

កម្រិតនៃទឹកប្រាក់សិទ្ធិសម្រេចក្នុងកិច្ចលទ្ធកម្មខាងលើ ត្រូវកំណត់ដោយប្រកាសរបស់ ក.ស.ហ.វ.។ ក.ស.ហ.វ. ត្រូវផ្តល់ការលើកទឹកចិត្តដោយបង្កើនកម្រិតទឹកប្រាក់សិទ្ធិសម្រេច ជាបន្តបន្ទាប់រហូតទាំងស្រុងជូន ចំពោះស្ថាប័នអនុវត្តលទ្ធកម្មណា ដែលបានអនុវត្តម៉ឺងម៉ាត់តាមបទប្បញ្ញត្តិ, វិធាន, នីតិវិធី, និងលិខិតបទដ្ឋាន ផ្សេងទៀត ពិសេសអនុវត្តបានត្រឹមត្រូវតាមកាលបរិច្ឆេទដែលមានកំណត់ក្នុងផែនការលទ្ធកម្ម និងឆ្លើយតបការណ៍ អនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងឆ្នាំ មក ក.ស.ហ.វ. បានទៀងទាត់ និងទាន់ពេលវេលាតាមកាលបរិច្ឆេទ កំណត់។

៨.៣. វិធីសាស្ត្រលទ្ធកម្ម

៨.៣.១. ប្រភេទលទ្ធកម្ម

លទ្ធកម្មសាធារណៈផ្ដើមចេញពីមុខសញ្ញាតម្រូវការ, និងប្រភេទឡូត៍/កញ្ចប់, គម្រោង, និងផែនការលទ្ធកម្ម។ ប្រភេទនៃលទ្ធកម្ម ដែលស្ថិតនៅក្រោមក្របខ័ណ្ឌថវិកាជាតិផ្ទាល់ សំដៅដល់ការទិញ ឬ ការរកបាននូវទំនិញ សំណង់ សេវាកម្ម ឬ សេវាទីប្រឹក្សា សម្រាប់បម្រើតម្រូវការប្រើប្រាស់នានា និងជាកម្មវត្ថុនៃការអនុវត្តវិធីសាស្ត្រលទ្ធកម្ម ដូចជា ការដេញថ្លៃ ការពិគ្រោះថ្លៃ ការស្ទង់តម្លៃ ឬ ការចរចាថ្លៃ ជាដើម។ ក្នុងដំណាក់កាលរៀបចំថវិកា អង្គភាព លទ្ធកម្ម ឬ ក្រុមលទ្ធកម្ម ត្រូវប្រមូលផ្តុំតម្រូវការប្រើប្រាស់ប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័នសាមី ឬ អង្គភាពថវិកាតាម ប្រភេទលទ្ធកម្មនីមួយៗ ដែលរួមមាន លទ្ធកម្មទំនិញ សំណង់ សេវាកម្ម ឬ សេវាទីប្រឹក្សា ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់កាលវិភាគកំណត់នៃការគ្រប់គ្រងថវិកា។

៨.៣.២. វិធីសាស្ត្រលទ្ធកម្ម

ការជ្រើសរើសវិធីសាស្ត្រលទ្ធកម្ម ដែលមានប្រភពធនធានមិនមែនពីធនធានក្នុងស្រុក ត្រូវគោរពទៅតាម ការណែនាំដែលមាននៅក្នុងឯកសារនីតិវិធីប្រតិបត្តិពាក់ព័ន្ធនីមួយៗ។

ការជ្រើសរើសវិធីសាស្ត្រលទ្ធកម្មសម្រាប់កិច្ចលទ្ធកម្មទំនិញ សំណង់ និងសេវាកម្ម ដែលប្រើប្រាស់ប្រភព ធនធានថវិកាក្នុងស្រុក ត្រូវផ្អែកលើលក្ខខណ្ឌ និងកម្រិតទឹកប្រាក់ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

វិធីសាស្ត្រលទ្ធកម្មទំនិញ សំណង់ និងសេវាកម្ម ដែលប្រើប្រាស់ប្រភពធនធានថវិកាក្នុងស្រុក ស្ថាប័នអនុវត្ត លទ្ធកម្ម ត្រូវប្រើប្រាស់ និងគោរពទៅតាមវិធីសាស្ត្រលទ្ធកម្មគោលចំនួន ៣ រួមមាន៖

- ១- វិធីសាស្ត្រដេញថ្លៃដោយប្រកួតប្រជែងជាសាធារណៈ។

២- វិធីសាស្ត្រដេញថ្លៃដោយប្រកួតប្រជែងដទៃទៀត។

៣- វិធីសាស្ត្រលទ្ធកម្មដោយឡែក។

តារាង ៨.២. វិធីសាស្ត្រលទ្ធកម្មសម្រាប់ទំនិញ សំណង់ និងសេវាកម្ម

ល.រ.	វិធីសាស្ត្រគោល	វិធីសាស្ត្ររង	លក្ខខណ្ឌនៃគម្រោងលទ្ធកម្ម
១	វិធីសាស្ត្រដេញថ្លៃដោយប្រកួតប្រជែងជាសាធារណៈ	(១.១) ការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ (ដ.ប.អ.)	គម្រោងលទ្ធកម្មមានទឹកប្រាក់កម្រិតធំ និងមានលក្ខណៈបច្ចេកទេសខ្ពស់។
		(១.២) ការដេញថ្លៃដោយប្រកួតប្រជែងក្នុងស្រុក (ដ.ប.ស.)	គម្រោងលទ្ធកម្ម ដែលមានផលិតផល ផលិតកម្ម សេវាកម្ម ឬ សមត្ថភាពសាងសង់ក្នុងស្រុកគ្រប់គ្រាន់ និងក្នុងទំហំទឹកប្រាក់ទាបជាងកម្រិតទឹកប្រាក់ ដែលត្រូវអនុវត្តក្នុងវិធីសាស្ត្រដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។
២	វិធីសាស្ត្រដេញថ្លៃដោយប្រកួតប្រជែងដទៃទៀត	(២.១) ការដេញថ្លៃមានកម្រិត	គម្រោងលទ្ធកម្មគន្លឹះមានលក្ខណៈបច្ចេកទេសស្មុគស្មាញ និងអ្នកដេញថ្លៃមានសមត្ថភាពជំនាញជាក់លាក់ សម្រាប់អនុវត្តវិធីសាស្ត្រនេះតម្រូវឱ្យមានការធ្វើបុរេលក្ខណសម្បត្តិ។
		(២.២) ការពិគ្រោះថ្លៃ (ព.ថ.)	មុខសញ្ញាលទ្ធកម្មដែលមានរួចជាស្រេចនៅលើទីផ្សារក្នុងស្រុក និងមានទឹកប្រាក់មធ្យម។
		(២.៣) ការស្ទង់តម្លៃ (ស.ត.)	មុខសញ្ញាលទ្ធកម្មដែលមានរួចជាស្រេចនៅលើទីផ្សារក្នុងស្រុក និងមានទឹកប្រាក់តូច។
៣	លទ្ធកម្មដោយឡែក	(៣.១) ការចុះកិច្ចសន្យាផ្ទាល់	កម្មវត្ថុលទ្ធកម្មមានប្រភពផ្គត់ផ្គង់តែមួយ ឬ ជាតម្រូវការចាំបាច់បន្ទាន់ និងភាពមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការដេញថ្លៃនៃលទ្ធកម្មដែលបានធ្វើការដេញថ្លៃប្រកួតប្រជែងជាសាធារណៈម្តងរួចមកហើយ ឬ ការដេញថ្លៃប្រកួតប្រជែងជាសាធារណៈលើកទី២ មិនទទួលជោគជ័យ ឬ បន្ទាន់ត្រាមានគ្រោះធម្មជាតិ ឬ អាសន្នផ្សេងៗ មានរយៈពេលខ្លីមិនអាចអនុវត្តវិធីសាស្ត្រផ្សេងបាន ឬ សម្រាប់គោលបំណងសិក្សាស្រាវជ្រាវ ដកពិសោធន៍ ឬ អភិវឌ្ឍ។
		(៣.២) ការបន្តកិច្ចសន្យា	កម្មវត្ថុដូចគ្នានឹងកម្មវត្ថុលទ្ធកម្មនៃកិច្ចសន្យាដើម ដែលទទួលបានតាមការដេញថ្លៃ ស្ថិតក្នុងអំឡុងពេលមិនលើសពី ៦ ខែ បន្ទាប់ពីកិច្ចសន្យាដើមចូលជាធរមាន និងស្ថិតក្នុងឆ្នាំថវិកាតែមួយ មានតម្លៃឯកតាស្មើ ឬ ទាបជាងតម្លៃឯកតាក្នុងកិច្ចសន្យាដើម និងតម្លៃសរុបមិនលើស ២៥% នៃកិច្ចសន្យាដើម។

ល.រ.	វិធីសាស្ត្រគោល	វិធីសាស្ត្ររង	លក្ខខណ្ឌនៃគម្រោងលទ្ធកម្ម
		(៣.៣) ការចុះកិច្ចសន្យាជាមួយនឹងអង្គភាពជំនាញនៃស្ថាប័នរដ្ឋ	ការចរចា និងចុះកិច្ចសន្យា ក៏អាចអនុញ្ញាតឱ្យធ្វើឡើងជាមួយនឹងអង្គភាពជំនាញនៃស្ថាប័នរដ្ឋ ដែលមានធនធានគ្រឿងចក្រ ឧបករណ៍ សម្ភារ និងកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់អនុវត្តកិច្ចសន្យា។
		(៣.៤) ការចុះកិច្ចសន្យាជាមួយសហគមន៍	គម្រោងលទ្ធកម្មដែលមានកម្មវត្ថុត្រូវប្រើសំដៅលើកទឹកចិត្តសហគមន៍ក្នុងស្រុក ក្នុងគោលបំណងប្រើប្រាស់កម្លាំងពលកម្ម, ចំណេះដឹង និងសម្ភារក្នុងស្រុក សម្រាប់ការចូលរួមចំណែកអភិវឌ្ឍសហគមន៍។

ការកំណត់កម្រិតទឹកប្រាក់សម្រាប់អនុវត្តវិធីសាស្ត្រលទ្ធកម្ម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ នីតិវិធីការណែនាំ លិខិតបទដ្ឋាន និងទម្រង់គំរូផ្សេងៗនៃវិធីសាស្ត្រនីមួយៗ មាននៅក្នុងសៀវភៅលទ្ធកម្មស្តីពីការអនុវត្តវិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ។

វិធីសាស្ត្រលទ្ធកម្មដោយឡែក មិនត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ជាទូទៅនោះឡើយ ហើយមុនស្ថាប័នអនុវត្តលទ្ធកម្មធ្វើការជ្រើសរើសយកវិធីសាស្ត្រនេះ ត្រូវមានការអនុញ្ញាតជាមុនពី ក.ស.ហ.វ.។

គ្រប់អ្នកដេញថ្លៃ ត្រូវបានផ្តល់ឱកាសដោយយុត្តិធម៌ និងស្មើភាពក្នុងការចូលរួមគ្រប់លទ្ធកម្មសាធារណៈលើកលែងតែអ្នកដេញថ្លៃទាំងឡាយណាដែលកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅ ឬ ត្រូវបានហាមឃាត់ដោយតុលាការ។ អ្នកដេញថ្លៃ ត្រូវចុះបញ្ជីចំណាត់ថ្នាក់ប្រភេទ និងចំណាត់ថ្នាក់អ្នកដេញថ្លៃនៅ ក.ស.ហ.វ. ដើម្បីមានសិទ្ធិចូលរួមក្នុងលទ្ធកម្មសាធារណៈ។ នីតិវិធីនៃការធ្វើចំណាត់ប្រភេទ និងចំណាត់ថ្នាក់អ្នកដេញថ្លៃត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ក.ស.ហ.វ. ត្រូវចុះឈ្មោះអ្នកដេញថ្លៃ, អ្នកផ្គត់ផ្គង់, ឬ អ្នកទទួលការក្នុងបញ្ជីខ្មៅបន្ទាប់ពីបានរកឃើញថា អ្នកដេញថ្លៃ, អ្នកផ្គត់ផ្គង់, ឬ អ្នកទទួលការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឬ បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ ការចុះ និងការជម្រះបញ្ជីខ្មៅ ត្រូវផ្សព្វផ្សាយជាសាធារណៈ និងត្រូវចម្លងជូនគ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម។

៨.៣.៣. លទ្ធកម្មសេវាទីប្រឹក្សា

អង្គភាពប្រើប្រាស់ អាចមានតម្រូវការសេវាទីប្រឹក្សាក្នុងក្របខ័ណ្ឌការងារសាធារណៈ ដើម្បីផ្តល់សេវាឯកទេសសម្រាប់គ្រប់គ្រងគម្រោងអនុវត្តកិច្ចសន្យាសំខាន់ៗ ឬ ផ្តល់យោបល់ជំនាញក្នុងការពង្រឹងស្ថាប័ន, បង្កើនសមត្ថភាព ឬ រៀបចំឯកសារគោលនយោបាយ។ ប្រភេទនៃការផ្តល់សេវាទីប្រឹក្សា រួមមាន ក្រុមហ៊ុនទីប្រឹក្សា (នីតិបុគ្គល) ឬ ទីប្រឹក្សាឯកត្តជន (រូបវន្តបុគ្គល)។ អង្គភាពប្រើប្រាស់ដែលមានតម្រូវការសេវាទីប្រឹក្សាច្រើនក្នុងពេលតែមួយ ត្រូវធ្វើកិច្ចលទ្ធកម្មក្រុមហ៊ុនទីប្រឹក្សា។ ការជ្រើសរើសទីប្រឹក្សាដែលជាក្រុមហ៊ុន ត្រូវផ្អែកលើការស្នើបច្ចេកទេស និងការស្នើហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ។ ការជ្រើសរើសទីប្រឹក្សាឯកត្តជនត្រូវផ្អែកលើលក្ខណសម្បត្តិរបស់ទីប្រឹក្សាសម្រាប់ផ្តល់សេវាជូនអង្គភាពប្រើប្រាស់។ ការជ្រើសរើសទីប្រឹក្សា ត្រូវមានការផ្សព្វផ្សាយជាសាធារណៈ ដើម្បីបើកទូលាយឱ្យមានការចូលរួមដាក់ការស្នើបញ្ជាក់ពីចំណាប់អារម្មណ៍។ នីតិវិធីលម្អិតនៃការជ្រើសរើសទីប្រឹក្សាត្រូវកំណត់ដោយប្រកាសរដ្ឋមន្ត្រី ក.ស.ហ.វ.។

វិធីសាស្ត្រចំនួន ៧ ដែលអនុញ្ញាតឱ្យប្រើសម្រាប់លទ្ធកម្មសេវាទីប្រឹក្សា រួមមាន៖

- ១- ការជ្រើសរើសផ្នែកលើគុណភាព។
- ២- ការជ្រើសរើសផ្នែកលើគុណភាពនិងថ្លៃ។
- ៣- ការជ្រើសរើសផ្នែកលើថវិកាកំណត់។
- ៤- ការជ្រើសរើសផ្នែកលើថ្លៃទាបបំផុត។
- ៥- ការជ្រើសរើសផ្នែកលើលក្ខណសម្បត្តិរបស់ទីប្រឹក្សា។
- ៦- ការជ្រើសរើសផ្នែកលើប្រភពតែមួយ។
- ៧- ការជ្រើសរើសទីប្រឹក្សាឯកត្តជន។

តារាង ៨.៣. វិធីសាស្ត្រលទ្ធកម្មសេវាទីប្រឹក្សា

ល.រ.	វិធីសាស្ត្រ	ការអនុញ្ញាត កិច្ចលទ្ធកម្មទីប្រឹក្សា		លក្ខខណ្ឌនៃតម្រូវការសេវាទីប្រឹក្សា
		ក្រុមហ៊ុន	ឯកត្តបុគ្គល	
១	ការជ្រើសរើសផ្នែកលើ គុណភាព	អនុញ្ញាត	មិនអនុញ្ញាត	អនុវត្តនៅពេលស្ថាប័នអនុវត្តលទ្ធកម្មមានតម្រូវការ សេវាទីប្រឹក្សាច្រើន ដែលមានការពាក់ព័ន្ធគ្នាក្នុង ពេលតែមួយ និងផ្ដោតសំខាន់លើកម្រិតបច្ចេកទេស នៃសេវាទាំងនោះ។
២	ការជ្រើសរើសផ្នែកលើ គុណភាពនិងថ្លៃ	អនុញ្ញាត	មិនអនុញ្ញាត	អនុវត្តនៅពេលដែលស្ថាប័នអនុវត្តលទ្ធកម្មមាន តម្រូវការសេវាទីប្រឹក្សាច្រើនដែលមានការពាក់ព័ន្ធ គ្នាក្នុងពេលតែមួយ និងអាចធ្វើការថ្លឹងថ្លែងពី គុណភាព និងថ្លៃ ស្របតាមបច្ចេកទេសសុគតស្វាញ នៃសេវាដែលត្រូវការ។
៣	ការជ្រើសរើសផ្នែកលើ ថវិកាកំណត់	អនុញ្ញាត	មិនអនុញ្ញាត	អនុវត្តនៅពេលដែលស្ថាប័នអនុវត្តលទ្ធកម្មមាន ថវិកាមានកម្រិតកំណត់ និងមានទិសដៅច្បាស់ លាស់អំពីសេវាទីប្រឹក្សា ដែលខ្លួនត្រូវការ។ ថវិកា ត្រូវបញ្ជាក់ជូនក្រុមហ៊ុនដើម្បីឆ្លើយតបជាការស្នើ បច្ចេកទេស។
៤	ការជ្រើសរើសផ្នែកលើ ថ្លៃទាបបំផុត	អនុញ្ញាត	មិនអនុញ្ញាត	អនុវត្តនៅពេលដែលស្ថាប័នអនុវត្តលទ្ធកម្មត្រូវការ សេវាទីប្រឹក្សាដែលមានលក្ខណៈជាបទដ្ឋាន ឬ ការងារមានលក្ខណៈជាប្រចាំដែលធ្លាប់អនុវត្តបាន ល្អ និងមានបទដ្ឋានរួចជាស្រេច។
៥	ការជ្រើសរើសផ្នែកលើ លក្ខណសម្បត្តិរបស់ ទីប្រឹក្សា	អនុញ្ញាត	មិនអនុញ្ញាត	អនុវត្តសម្រាប់ការងារតូចៗ ឬ ការងារជំនាញ ឯកទេស ដែលតម្រូវឱ្យមានទីប្រឹក្សាមានសមត្ថភាព ជំនាញជាក់លាក់ សម្រាប់អនុវត្តកិច្ចសន្យា។

ល.រ.	វិធីសាស្ត្រ	ការអនុញ្ញាត កិច្ចលទ្ធកម្មទីប្រឹក្សា		លក្ខខណ្ឌនៃតម្រូវការសេវាទីប្រឹក្សា
		ក្រុមហ៊ុន	ឯកត្តបុគ្គល	
៦	ការជ្រើសរើសផ្នែកលើប្រភពតែមួយ	អនុញ្ញាត	អនុញ្ញាត (ក្នុងករណីពិសេស)	អនុវត្តសម្រាប់ករណីស្ថាប័នអនុវត្តលទ្ធកម្មត្រូវការការងារបន្តពីមុន ឬ បន្ទាន់បំផុត តម្រូវឱ្យមានការឆ្លើយតបភ្លាមៗ ឬ មានតែក្រុមហ៊ុនមួយ ឬ ឯកត្តបុគ្គលតែម្នាក់ប៉ុណ្ណោះដែលមានសមត្ថភាពនិងបទពិសោធន៍។ ការអនុវត្តវិធីសាស្ត្រនេះ ចាំបាច់ត្រូវស្នើសុំការយល់ព្រមជាមុនពី ក.ស.ហ.វ។
៧	ការជ្រើសរើសទីប្រឹក្សាឯកត្តជន	មិនអនុញ្ញាត	អនុញ្ញាត	អនុវត្តនៅពេលដែលស្ថាប័នអនុវត្តលទ្ធកម្មត្រូវការទីប្រឹក្សាឯកត្តជន និងជ្រើសរើស ត្រូវផ្អែកលើចំណេះដឹង កម្រិតជំនាញ វិជ្ជាជីវៈ បទពិសោធន៍ និងកម្រិតជំនាញពាក់ព័ន្ធផ្សេងទៀតរបស់ទីប្រឹក្សា។

៨.៤. ដំណើរការលទ្ធកម្មសាធារណៈ

ដំណើរការលទ្ធកម្មសាធារណៈ ជាទូទៅរួមមាន ១) ការរៀបចំផែនការលទ្ធកម្ម, ២) នីតិវិធីការអនុវត្តកិច្ចលទ្ធកម្ម (ការរៀបចំ ការផ្សព្វផ្សាយ និងការលក់ឯកសារដេញថ្លៃ, ការទទួល ការរក្សាទុក និងការបើកសំណុំឯកសារស្នើដេញថ្លៃ, ការវាយតម្លៃសំណុំឯកសារស្នើដេញថ្លៃ, ការប្រគល់កិច្ចសន្យា, និងការគ្រប់គ្រងកិច្ចសន្យា), ៣) ការរៀបចំរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម (ប្រចាំត្រីមាស ឆមាស និង ឆ្នាំ), និង ៤) ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ (សវនកម្មកិច្ចលទ្ធកម្ម)។

ដំណើរកិច្ចលទ្ធកម្មលម្អិតរបស់គម្រោងលទ្ធកម្មមានប្រភពធនធានថវិកាមិនមែនក្នុងស្រុក ត្រូវអនុលោមតាមសេចក្តីណែនាំដូចមានចែងក្នុងនីតិវិធីប្រតិបត្តិពាក់ព័ន្ធនីមួយៗ។ ចំពោះដំណើរការនៃកិច្ចលទ្ធកម្មរបស់ប្រភពធនធានថវិកាក្នុងស្រុក មានដូចការណែនាំខាងក្រោម៖

៨.៤.១. ការរៀបចំផែនការលទ្ធកម្ម

ការរៀបចំផែនការលទ្ធកម្ម ត្រូវមានសង្គតិភាពជាមួយនឹងគម្រោងកញ្ចប់ថវិកាប្រចាំឆ្នាំ ដែលត្រូវភ្ជាប់មកជាមួយគម្រោងចំណូល ចំណាយថវិកាប្រចាំឆ្នាំពេលប្រជុំការពារថវិកា។ រាល់គម្រោងចំណាយដែលត្រូវអនុវត្តកិច្ចលទ្ធកម្ម ត្រូវកត់ត្រាបញ្ចូលក្នុងផែនការលទ្ធកម្ម។ ករណីដែលមិនមានកត់ត្រាក្នុងផែនការលទ្ធកម្ម មិនត្រូវបានអនុញ្ញាតឱ្យផ្តល់ចំណាយឡើយ។ ស្ថាប័នអនុវត្តលទ្ធកម្មមិនត្រូវបំបែកគម្រោងតូចៗ ក្នុងគោលបំណងបំពានវិធីសាស្ត្រលទ្ធកម្ម ឬ តម្រូវតាមសិទ្ធិសម្រេចរបស់ស្ថាប័នខ្លួននោះឡើយ។

ការរៀបចំផែនការលទ្ធកម្ម ត្រូវអនុលោមតាមប្រកាសរបស់ ក.ស.ហ.វ. ស្តីពីការរៀបចំផែនការលទ្ធកម្មសេចក្តីណែនាំ និងគំរូលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

តារាង ៨.៤. ដំណើរការរៀបចំផែនការលទ្ធកម្មក្នុងស្ថាប័នអនុវត្តលទ្ធកម្ម

ល.រ.	សកម្មភាព	អង្គភាពទទួលបន្ទុក
១	រៀបចំតម្រូវការប្រើប្រាស់ប្រចាំឆ្នាំតាមប្រភេទលទ្ធកម្មទំនិញ សំណង់ សេវាកម្ម និងសេវាទីប្រឹក្សា ដោយបញ្ជាក់អំពីបរិមាណ តម្លៃ លក្ខណៈបច្ចេកទេស និងពេលវេលាប្រើប្រាស់។	អង្គភាពប្រើប្រាស់
២	បញ្ជូនតម្រូវការទាំងអស់ទៅអង្គភាពលទ្ធកម្ម/ក្រុមលទ្ធកម្ម។	
៣	ប្រមូលទិន្នន័យនៃតម្រូវការប្រើប្រាស់ពីគ្រប់អង្គភាពប្រើប្រាស់។	អង្គភាពលទ្ធកម្ម ឬ ក្រុមលទ្ធកម្ម
៤	រៀបចំទ្រង់ទ្រាយលទ្ធកម្ម កញ្ចប់លទ្ធកម្ម។	
៥	គណនាតម្លៃតាមកញ្ចប់លទ្ធកម្ម (គម្រោង) នីមួយៗ ផ្អែកលើព័ត៌មានថ្លៃប៉ាន់ស្មាន ដែលប្រមូលបានតាមនីតិវិធីពាក់ព័ន្ធ ឬ ពីប្រព័ន្ធព័ត៌មានស្តង់ដារថ្លៃដែលផ្តល់ឱ្យដោយ ក.ស.ហ.វ។	
៦	កំណត់វិធីសាស្ត្រលទ្ធកម្មនៃគម្រោងនីមួយៗ តាមកម្រិតទឹកប្រាក់ដែលបានកំណត់ដោយ ក.ស.ហ.វ.។	
៧	កំណត់ឈ្មោះគម្រោងឱ្យបានច្បាស់លាស់ជៀសវាងការភ័ន្តច្រឡំក្នុងការផ្តល់ការធានាចំណាយ ឬ ផ្តល់ធានាចំណាយខុសពីផែនការលទ្ធកម្ម។	
៨	រៀបចំកត់ត្រាតាមលំដាប់ដោយបញ្ចូលទាំងអស់ក្នុងតារាងផែនការលទ្ធកម្មនូវរាល់គម្រោងចំណាយ ដែលត្រូវអនុវត្តកិច្ចលទ្ធកម្ម (តារាងបញ្ជី និងតារាងសរុប) ។	
៩	កំណត់កម្មវិធីការងារសម្រាប់អនុវត្តកិច្ចលទ្ធកម្ម។	

មូលដ្ឋានគ្រឹះសម្រាប់រៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ មានដូចខាងក្រោម៖

- ១- គោលនយោបាយរបស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, កម្មវិធីវិនិយោគសាធារណៈ របស់ស្ថាប័នអនុវត្តលទ្ធកម្ម, ឬ អង្គភាពថវិកា។
- ២- តួលេខកញ្ចប់ថវិកាប្រចាំឆ្នាំដែលត្រូវការការពារថវិកាជាមួយ ក.ស.ហ.វ.។
- ៣- តម្រូវការប្រើប្រាស់ប្រចាំឆ្នាំរបស់ស្ថាប័នអនុវត្តលទ្ធកម្ម ឬ អង្គភាពថវិកា។
- ៤- តម្រូវការលក្ខណៈបច្ចេកទេស ទំនិញ សំណង់ សេវាកម្ម តម្រូវការជំនាញបច្ចេកទេសនៃសេវាទីប្រឹក្សា ព្រមទាំងកំណត់ពេលវេលា និងកត្តាចាំបាច់នានានៃមុខសញ្ញាលទ្ធកម្មដែលត្រូវបានរៀបចំឡើងដោយ អង្គភាពប្រើប្រាស់។
- ៥- ព័ត៌មានអំពីស្តង់ដារបច្ចេកទេស ឬ ស្តង់ដារថ្លៃនានាដែលត្រូវបានណែនាំជាធរមាន។

៨.៤.២. ការអនុម័តផែនការលទ្ធកម្ម

ផែនការលទ្ធកម្មប្រចាំឆ្នាំ ត្រូវបានពិនិត្យ និងអនុម័តដោយ ក.ស.ហ.វ. ឬ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ មុនឆ្នាំអនុវត្តថវិកា។ ក្រោយការអនុម័តរួចហើយគ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកាត្រូវចាត់ចែងអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមផែនការលទ្ធកម្មប្រចាំឆ្នាំ។ ផែនការលទ្ធកម្មប្រចាំឆ្នាំ ដែលទទួលបានការអនុម័តរួចហើយ មានតួនាទីសំខាន់ៗចំនួន ៣ ដូចជា ១) ធាតុចូល

ក្នុងការរៀបចំកម្មវិធីចំណាយប្រចាំត្រីមាស ឆមាស និងឆ្នាំរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងរបស់អង្គភាពថវិកា, ២) មូលដ្ឋាន សម្រាប់ការស្នើសុំ ឬ ផ្តល់គោលការណ៍ធានាចំណាយ, និង ៣) មូលដ្ឋានសម្រាប់ការតាមដានការអនុវត្ត កិច្ចលទ្ធកម្ម និងវិធានការកែលម្អទាន់ពេលវេលា។

ផែនការលទ្ធកម្ម ត្រូវបានអនុញ្ញាតឱ្យកែតម្រូវក្នុងករណីចាំបាច់។ ការកែតម្រូវផែនការលទ្ធកម្មដោយសារ មិនមានពេលគ្រប់គ្រាន់សម្រាប់អនុវត្ត ឬ ដើម្បីតម្រូវតាមកិច្ចលទ្ធកម្មដែលបានអនុវត្តរួច ត្រូវបានហាមឃាត់។ ការកែតម្រូវផែនការលទ្ធកម្មអាចធ្វើឡើងក្នុងករណីមានប្តូរមុខសញ្ញាលទ្ធកម្ម ប្តូរបរិមាណទំនិញ/ទំហំការងារ ឬ បន្ថែមគម្រោងថ្មី ហើយរាល់ការកែតម្រូវ ត្រូវមានឯកសារគ្រប់គ្រាន់បញ្ជាក់ពីមូលហេតុ ឬ តម្រូវការនៃការផ្លាស់ប្តូរ មុខសញ្ញាលទ្ធកម្មដែលត្រូវកែតម្រូវ ឬ គម្រោងលទ្ធកម្មបន្ថែមថ្មី។

រាល់ការកែតម្រូវផែនការលទ្ធកម្ម ត្រូវបញ្ជូនមក ក.ស.ហ.វ. ឬ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ឱ្យ បានមុនថ្ងៃទី៣១ ខែតុលា នៃឆ្នាំអនុវត្តថវិកា ដើម្បីពិនិត្យនិងអនុម័ត។

តារាងផែនការលទ្ធកម្មកែតម្រូវនិងឧបសម្ព័ន្ធនៃផែនការលទ្ធកម្មកែតម្រូវ ត្រូវបានកំណត់ដោយប្រកាសរបស់ រដ្ឋមន្ត្រី ក.ស.ហ.វ។

៨.៤.៣. ការស្នើសុំធានាចំណាយសម្រាប់អនុវត្តកិច្ចលទ្ធកម្ម

ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវសុំគោលការណ៍ធានាចំណាយសម្រាប់អនុវត្តកិច្ចលទ្ធកម្មទៅតាមផែនការលទ្ធកម្ម ប្រចាំឆ្នាំនៃស្ថាប័ន នីមួយៗ បន្ទាប់ពីថវិកាប្រចាំឆ្នាំត្រូវបានអនុម័ត ដោយអនុលោមទៅតាមវិធាន និងនីតិវិធីហិរញ្ញវត្ថុ និងថវិកាជាធរមាន។ រាល់គម្រោងលទ្ធកម្មទាំងឡាយណាដែលពុំបានបញ្ចូលក្នុងផែនការលទ្ធកម្ម គឺមិនត្រូវអនុញ្ញាត ឱ្យផ្តល់ចំណាយឡើយ។ ការស្នើសុំធានាចំណាយ ត្រូវគោរពតាមនីតិវិធីហិរញ្ញវត្ថុជាធរមានដូចមាននៅក្នុងជំពូកទី៥ នៃគោលការណ៍ណែនាំរួមនេះ។

៨.៤.៤. នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្ម

ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកា ត្រូវរៀបចំកម្មវិធីការងារសម្រាប់អនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន ដូចមានចែងក្នុងប្រកាសជាធរមានរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ស្តីពីការរៀបចំផែនការលទ្ធកម្ម។ ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកា ត្រូវបានហាមជាដាច់ខាតក្នុងការបំបែកគម្រោងដើមដែលបានអនុម័តហើយដោយ ក.ស.ហ.វ. ឬ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាគម្រោងតូចៗ ក្នុងការអនុវត្តលទ្ធកម្ម។ អង្គភាពលទ្ធកម្ម ត្រូវអនុវត្តកិច្ចលទ្ធកម្ម ស្របតាមផែនការលទ្ធកម្ម និងឯកសារដេញថ្លៃដែលបានទទួលទិដ្ឋាការយល់ព្រមរួចហើយ។ ចំពោះកិច្ចលទ្ធកម្ម លើសសិទ្ធិ អង្គភាពលទ្ធកម្មត្រូវសុំទិដ្ឋាការយល់ព្រមលើឯកសារដេញថ្លៃពី ក.ស.ហ.វ.។ គំរូឯកសារដេញថ្លៃត្រូវ កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវគោរពតាមពេលវេលាដូចមានចែងក្នុងផែនការ និងកម្មវិធីការងារសម្រាប់កិច្ចលទ្ធកម្ម ដែលស្នើដោយក្រុមលទ្ធកម្ម និងអនុម័តដោយគណៈកម្មាធិការលទ្ធកម្ម។ ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវចៀសវាង ពន្យារពេលអនុវត្តសកម្មភាព ឬ កត់ត្រាត្រឡប់ថយក្រោយនូវថ្ងៃ ខែ និងឆ្នាំ របស់សកម្មភាពដែលមានភាពយឺតយ៉ាវ។ អង្គភាពលទ្ធកម្ម ត្រូវរៀបចំសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សម្រាប់ការផ្សព្វផ្សាយ ដើម្បីជ្រើសរើសអ្នក ដេញថ្លៃ។ ខ្លឹមសារនៃសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ ត្រូវគោរពតាមគោលការណ៍ព័ត៌មាន ដែលមានកំណត់ នៅក្នុងបទប្បញ្ញត្តិជាធរមានស្តីពីលទ្ធកម្មសាធារណៈ។

៨.៤.៥. ការរាយការណ៍អំពីការអនុវត្តកិច្ចលទ្ធកម្ម

របាយការណ៍នៃការអនុវត្តកិច្ចលទ្ធកម្មជាកម្មវត្ថុមួយនៃការគ្រប់គ្រងកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងជាសក្ខីភាពសម្រាប់ធ្វើការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ។ លទ្ធផលនៃការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយអាចនាំឱ្យមានការពិចារណាលើការបង្កើន ឬ បន្ថយសិទ្ធិសម្រេចលើកិច្ចលទ្ធកម្មរបស់ស្ថាប័នអនុវត្តលទ្ធកម្ម, ការរកមូលហេតុដោះស្រាយបញ្ហានៃគម្រោងលទ្ធកម្មនីមួយៗ និង/ឬ ការកែសម្រួលប្រព័ន្ធលទ្ធកម្មសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

ក.ស.ហ.វ. ត្រូវពិចារណាផ្អាកការផ្តល់ធានាចំណាយសម្រាប់គម្រោងលទ្ធកម្មបន្តបន្ទាប់ ឬ ដកយកមកវិញនូវសិទ្ធិសម្រេចកិច្ចលទ្ធកម្ម តាមកម្រិតទឹកប្រាក់មួយផ្នែក ឬ ទាំងស្រុងក្នុងករណីស្ថាប័នអនុវត្តលទ្ធកម្មមិនបានគោរពតាមពេលវេលា និងការរាយការណ៍។

ស្ថាប័នអនុវត្តលទ្ធកម្មដែលជាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ត្រូវរៀបចំនិងធ្វើរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូន ក.ស.ហ.វ. ឱ្យបានទៀងទាត់នៅសប្តាហ៍ទី២ នៃខែមេសា ខែកក្កដា ខែតុលា និងខែមករា (ឆ្នាំបន្ទាប់) ។

ចំពោះស្ថាប័នអនុវត្តលទ្ធកម្មដែលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ត្រូវរៀបចំ និងធ្វើរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ នៅស្ថាប័នអាណាព្យាបាលសាមីឱ្យបានទៀងទាត់នៅសប្តាហ៍ទី១ នៃខែមេសា ខែកក្កដា ខែតុលា និងខែមករា (ឆ្នាំបន្ទាប់)។ ស្ថាប័នអាណាព្យាបាលសាមី ត្រូវរៀបចំបូកសរុបរបាយការណ៍នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញក្រោមឱវាទ ជាឧបសម្ព័ន្ធនៃរបាយការណ៍ស្តីពីការអនុវត្តលទ្ធកម្មរបស់ខ្លួន និងផ្ញើបន្តជូន ក.ស.ហ.វ. តាមកាលកំណត់។

ដោយឡែក អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញដែលជាមន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំ និងធ្វើរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ចំនួនពីរច្បាប់ ក្នុងនោះមួយច្បាប់សម្រាប់ផ្ញើជូនស្ថាប័នអាណាព្យាបាលសាមីដូចបានបញ្ជាក់ក្នុងកថាខណ្ឌទី២ ខាងលើ និងមួយច្បាប់ទៀតសម្រាប់ផ្ញើជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានទៀងទាត់នៅសប្តាហ៍ទី១ នៃខែមេសា ខែកក្កដា ខែតុលា និងខែមករា (ឆ្នាំបន្ទាប់)។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តសាមី ត្រូវបូកសរុបរបាយការណ៍ស្តីពីការអនុវត្តលទ្ធកម្មប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញដែលជាមន្ទីរជំនាញរាជធានី ខេត្ត បញ្ជូនមកអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ឱ្យបានទៀងទាត់នៅសប្តាហ៍ទី២ នៃខែមេសា ខែកក្កដា ខែតុលា និងខែមករា (ឆ្នាំបន្ទាប់)។

ស្ថាប័នអនុវត្តលទ្ធកម្មដែលជារដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំ និងធ្វើរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តឱ្យបានទៀងទាត់នៅសប្តាហ៍ទី១ នៃខែមេសា ខែកក្កដា ខែតុលា និងខែមករា (ឆ្នាំបន្ទាប់)។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តត្រូវរៀបចំបូកសរុប និងធ្វើរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូន ក.ស.ហ.វ. ឱ្យបានទៀងទាត់នៅសប្តាហ៍ទី២ នៃខែមេសា ខែកក្កដា ខែតុលា និងខែមករា (ឆ្នាំបន្ទាប់)។

៨.៤.៦. ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ

កិច្ចសន្យាលទ្ធកម្ម ដែលស្ថិតក្រោមសិទ្ធិសម្រេចរបស់ស្ថាប័នអនុវត្តលទ្ធកម្ម ជាកម្មវត្ថុនៃការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ របស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃ ក.ស.ហ.វ.។ ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយនេះ មានគោលបំណងដូចតទៅ៖

- ពង្រឹងបន្ថែម និងកែលម្អលើការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកា
- បង្កើនទំនុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធរួមទាំងសាធារណជនលើប្រព័ន្ធលទ្ធកម្មសាធារណៈ
- ពង្រឹងការទទួលខុសត្រូវរបស់មន្ត្រី និងថ្នាក់ដឹកនាំរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកា
- ដាក់ពិន័យខាងលទ្ធកម្ម ចំពោះបទល្មើសលទ្ធកម្មដែលបានប្រព្រឹត្តដោយមន្ត្រីលទ្ធកម្ម
- បង្កើនសិទ្ធិសម្រេចកិច្ចលទ្ធកម្មសាធារណៈ ដល់ស្ថាប័នអនុវត្តលទ្ធកម្មដែលបំពេញការងារតាមផែនការលទ្ធកម្មបានប្រសើរ និងប្រកបដោយគុណភាព។

លទ្ធផលនៃការត្រួតពិនិត្យត្រូវបានរៀបចំជា របាយការណ៍ត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយលើការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដែលស្ថិតក្រោមសិទ្ធិសម្រេចរបស់ស្ថាប័នអនុវត្តលទ្ធកម្មនិងអង្គភាពថវិកា។

៨.៤.៧. លទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិក

លទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅដល់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងអ្នកផ្គត់ផ្គង់ទំនិញ ឬ សេវាកម្ម។

លទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបង្កើតជាឧបករណ៍សម្រាប់កសាងប្រព័ន្ធ និងដើម្បីសម្រួលដល់ការអនុវត្តលទ្ធកម្មសាធារណៈ តាមគោលការណ៍សំខាន់ៗ មានជាអាទិ៍៖

- ការប្រាស្រ័យទាក់ទងគ្នាតាមអេឡិចត្រូនិក មានតម្លៃស្មើគ្នាទៅនឹងការប្រាស្រ័យទាក់ទងគ្នាតាមក្រដាសស្នាម
- តម្រូវការនានា ដើម្បីធានានិរន្តរភាព និងការផ្សារភ្ជាប់រវាងផ្នែកទន់និងផ្នែករឹង ដែលប្រើប្រាស់គាំទ្រដល់ប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក
- តម្រូវការនានា ដើម្បីធានាភាពត្រឹមត្រូវ សុចរិតភាព និងការសម្ងាត់ពាក់ព័ន្ធនឹងការបញ្ជូន និងការរក្សាទុកឯកសារពាក់ព័ន្ធ។

វិធាន និងនីតិវិធីនៃការអនុវត្តលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

៨.៤.៨. លទ្ធកម្មប្រកបដោយចីរភាព

ការអនុវត្តលទ្ធកម្មសាធារណៈ ត្រូវអនុលោមតាមបរិបទនៃលទ្ធកម្មប្រកបដោយចីរភាព ដោយតម្រូវឱ្យមានលក្ខណៈបច្ចេកទេស លក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យ ដែលផ្តល់អាទិភាពដល់ការការពារបរិស្ថាន និងការគ្រប់គ្រងផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច។ លក្ខខណ្ឌ វិធាន និងនីតិវិធីសម្រាប់ការអនុវត្តលទ្ធកម្មប្រកបដោយចីរភាព ត្រូវកំណត់ដោយអនុក្រឹត្យ។

៨.៥. ការដោះស្រាយបណ្តឹងតវ៉ា

ដំណាក់កាលនៃការប្តឹង និងដោះស្រាយបណ្តឹងតវ៉ា សម្រាប់កិច្ចលទ្ធកម្មប្រើប្រាស់ប្រភពធនធានថវិកាក្នុង ស្រុករួមមានដូចខាងក្រោម៖

- ១- រាល់បណ្តឹង និងការតវ៉ារបស់អ្នកដេញថ្លៃនៅដំណាក់កាលនីមួយៗនៃកិច្ចលទ្ធកម្ម ត្រូវធ្វើជាដំបូងទៅ ស្ថាប័ន អនុវត្តលទ្ធកម្ម។ ការដោះស្រាយដោយស្ថាប័នអនុវត្តលទ្ធកម្មត្រូវធ្វើមុនគេ។
- ២- ក្នុងករណីអ្នកប្តឹង ឬ អ្នកតវ៉ាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ស្ថាប័នអនុវត្តលទ្ធកម្ម អ្នកតវ៉ាអាច ប្តឹងទៅ ក.ស.ហ.វ. ដើម្បីពិនិត្យដោះស្រាយបន្ត។
- ៣- ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ ក.ស.ហ.វ. អ្នកតវ៉ាអាចបន្តនីតិវិធីទៅតុលាការ។

បែបបទ និងនីតិវិធីប្តឹង និងដោះស្រាយនៅស្ថាប័នអនុវត្តលទ្ធកម្ម និង ក.ស.ហ.វ. មានកំណត់ដោយ អនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការប្តឹង និងដំណោះស្រាយបណ្តឹងតវ៉ា និងប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ស្តីពីការបង្កើតគណៈកម្មការដោះស្រាយបណ្តឹងលទ្ធកម្មសាធារណៈ។

៨.៦. ក្រមសីលធម៌លទ្ធកម្ម

ក្នុងពេលដំណើរការលទ្ធកម្មសាធារណៈ ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការលទ្ធកម្ម មន្ត្រី លទ្ធកម្ម អ្នកដេញថ្លៃ ព្រមទាំងមន្ត្រី និងបុគ្គលដទៃទៀត ដែលមានការពាក់ព័ន្ធនឹងកិច្ចលទ្ធកម្ម ត្រូវគោរពតាម ក្រមសីលធម៌លទ្ធកម្ម និងចុះហត្ថលេខាលើសេចក្តីប្រកាសនានាដែលពាក់ព័ន្ធ និងតម្រូវជាធរមាន។

ក្រមសីលធម៌លទ្ធកម្ម និងឯកសារពាក់ព័ន្ធ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

៨.៧. ទោសប្បញ្ញត្តិ

មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ ដែលបានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឬ ត្រូវរកឃើញថាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តមិនប្រក្រតីនៅក្នុងដំណើរការលទ្ធកម្មសាធារណៈ ត្រូវទទួលទណ្ឌកម្ម ខាងរដ្ឋបាលស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ទណ្ឌកម្មខាងរដ្ឋបាលនេះ មិនមែនជាឧបសគ្គសម្រាប់ការ ចោទប្រកាន់ និងការផ្ដន្ទាទោសព្រហ្មទណ្ឌស្របច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

អ្នកដេញថ្លៃ អ្នកទទួលការ ឬ អ្នកផ្គត់ផ្គង់ដែលត្រូវរកឃើញថា មានពាក់ព័ន្ធនឹងអំពើពុករលួយ អំពើបន្លំ អំពើបំប្លែង ឬ អំពើបង្ខិតបង្ខំនៅក្នុងដំណើរការលទ្ធកម្មសាធារណៈ ឬ ផ្តល់ភស្តុតាងក្លែងបន្លំ ឬ មិនត្រឹមត្រូវក្នុង ពេលដាក់បណ្តឹងតវ៉ានៅក្នុងដំណើរការលទ្ធកម្ម ត្រូវបញ្ឈប់បន្ទាន់ពីក្នុងលទ្ធកម្មសាធារណៈដែលកំពុងដំណើរការ ឬ លុបចោលកិច្ចសន្យាដែលកំពុងអនុវត្តភ្លាមៗ និងត្រូវរក្សាទុកបញ្ជីខ្មៅ។ ទណ្ឌកម្មនេះ មិនមែនជាឧបសគ្គ សម្រាប់ការចោទប្រកាន់ និងការផ្ដន្ទាទោសព្រហ្មទណ្ឌស្របច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

មន្ត្រីរាជការសាធារណៈគ្រប់លំដាប់ថ្នាក់ អ្នកដេញថ្លៃ អ្នកទទួលការ ឬ អ្នកផ្គត់ផ្គង់ និងបុគ្គលពាក់ព័ន្ធផ្សេង ទៀត ដែលត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ អំពើបន្លំ អំពើបំប្លែង ឬ អំពើបង្ខិតបង្ខំនៅក្នុង ដំណើរការលទ្ធកម្មសាធារណៈ ត្រូវផ្ដន្ទាទោសដោយយោងតាមក្រមព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាន។



ជំពូកទី៩

ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

ទ្រព្យសម្បត្តិរបស់រដ្ឋមានប្រភពពីទ្រព្យសម្បត្តិរដ្ឋដោយធម្មជាតិ និងដោយមនុស្សជាតិ។ ក្នុងនោះ, ប្រភពពីធម្មជាតិរួមមាន ដីធ្លី ទឹក ខ្យល់ អាកាស កោះ សមុទ្រ បាតសមុទ្រ ធនធានក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ ភ្នំ ជ្រោះភ្នំ ព្រៃឈើ ទន្លេ ព្រែក ស្ទឹង បឹង ដីគ្រប់ប្រភេទ ប្រភពទឹក ធនធានជលផល ធនធានព្រៃឈើ និងប្រភពធនធានធម្មជាតិផ្សេងទៀត ដែលស្ថិតនៅក្នុងដី លើដី ឬ ក្រោមដីនៃដែនដីគោក ដែនទឹក និងដែនអាកាស ព្រមទាំងធនធានធម្មជាតិដទៃទៀត ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និង/ឬ យុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក, ទ្រព្យសម្បត្តិរដ្ឋដោយមនុស្សជាតិរួមមាន ទ្រព្យសម្បត្តិដែលជាបេតិកភណ្ឌវប្បធម៌ សំណង់ប្រវត្តិសាស្ត្រ រមណីយដ្ឋានប្រវត្តិសាស្ត្រ សំណង់សាសនា ប្រាង្គប្រាសាទ សិលាចារឹក និងមូលដ្ឋានការពារប្រទេសជាដើម។ ទន្ទឹមនេះ, ទ្រព្យសម្បត្តិរដ្ឋចែកចេញជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទ្រព្យសម្បត្តិរបស់រដ្ឋក៏សំដៅលើទ្រព្យសម្បត្តិទាំងឡាយ ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់ ការប្រើប្រាស់ ការថែរក្សា ការធ្វើអាជីវកម្មរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងទ្រព្យសម្បត្តិទាំងឡាយដែលរដ្ឋប្រគល់ទៅឱ្យនីតិបុគ្គលសាធារណៈដទៃទៀត កាន់កាប់ ប្រើប្រាស់ ថែរក្សា និងធ្វើអាជីវកម្មផងដែរ។

ជំពូកនេះផ្តោតលើ៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- ប្រភពទ្រព្យសម្បត្តិរដ្ឋ
- ប្រភេទទ្រព្យសម្បត្តិរដ្ឋ
- យន្តការនៃការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ
- ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- អធិការកិច្ច និងសវនកម្ម។

៩.១. ក្របខ័ណ្ឌគតិយុត្ត

ការគ្រប់គ្រង, ការប្រើប្រាស់, និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវអនុលោមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចខាងក្រោម៖

- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
- ច្បាប់ភូមិបាល
- ច្បាប់ស្តីពីអស្សាមិករណ៍
- ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន


- អនុក្រឹត្យស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- អនុក្រឹត្យស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- អនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដារនីតិវិធីប្រតិបត្តិការសម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ដែលទទួលបានការអនុញ្ញាតឱ្យដាក់អភិវឌ្ឍន៍ក្នុងព្រះរាជាណាចក្រកម្ពុជា
- សារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀតជាធរមាន។

៩.២. ក្របខ័ណ្ឌស្ថាប័ន

ការរៀបចំក្របខ័ណ្ឌស្ថាប័នក្នុងការគ្រប់គ្រង, ប្រើប្រាស់, និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋមានគោលបំណងធានាឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គម្លាតភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព បូរណភាព និងចីរភាព។ ក្នុងនោះ, ក.ស.ហ.វ. បំពេញមុខងារជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ដោយឡែក, ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលសាធារណៈដទៃទៀតជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។

ក្របខ័ណ្ឌនេះត្រូវបានបែងចែកជា ៣ គឺ៖ អាជ្ញាធរគ្រប់គ្រង, អាជ្ញាធរកាន់កាប់, និងអង្គភាពប្រើប្រាស់។

ដ្យាក្រាម ៩.១. ស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ



៩.២.១. អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

ក.ស.ហ.វ. ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ មានភារកិច្ចចម្បងៗ ដូចខាងក្រោម៖

- រៀបចំក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

- សម្របសម្រួល ជំរុញ និងណែនាំដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ តួនាទី និងភារកិច្ចលម្អិតរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានក្នុងឧបសម្ព័ន្ធទី៣
- ផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ
- ពិនិត្យ និងផ្តល់យោបល់លើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច
- ត្រួតពិនិត្យ និងធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ
- រៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ជូននាយករដ្ឋមន្ត្រី
- ត្រូវរាយការណ៍ជាដាច់ខាតអំពីលទ្ធផលនៃការជួល, ការលក់, ការផ្ទេរ, ការធ្វើសម្បទាន, និងការដោះដូរចលនទ្រព្យ និងអចលនទ្រព្យ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ដូចជាលទ្ធផលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូននាយករដ្ឋមន្ត្រី
- ដឹកនាំដោះស្រាយបញ្ហាពាក់ព័ន្ធការរំលោភបំពានលើទ្រព្យសម្បត្តិរដ្ឋ ដោយរាយការណ៍ជូននាយករដ្ឋមន្ត្រី។

៩.២.២. អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ គឺសំដៅដល់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងនីតិបុគ្គលសាធារណៈ ដែលមានភារកិច្ច ដូចខាងក្រោម៖

- គ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ តាមបទប្បញ្ញត្តិគតិយុត្តជាធរមាន ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវ នៅចំពោះមុខអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរាជរដ្ឋាភិបាល
- រៀបចំចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន
- រៀបចំរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិនិត្យ និងដោះស្រាយ
- ចាត់ចែងធ្វើសវនកម្មផ្ទៃក្នុងតាមការដាក់ស្តែងលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ តាមការស្នើសុំពីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ស្នើសុំចាត់ចែង និងជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឬ រាជរដ្ឋាភិបាល
- ពិនិត្យ និងដោះស្រាយបញ្ហាពាក់ព័ន្ធការរំលោភបំពានទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់។

តួនាទី និងភារកិច្ចលម្អិតរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋក្នុងការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានក្នុងឧបសម្ព័ន្ធទី៣។

៩.២.៣. អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ជាអង្គភាពស្ថិតក្រោមឱវាទអាជ្ញាធរកាន់កាប់ ដែលកំពុងគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ តាមការប្រគល់សិទ្ធិពីអាជ្ញាធរកាន់កាប់។ អង្គភាពថវិកា ត្រូវបានចាត់ទុក និងទទួលស្គាល់ដោយស្វ័យប្រវត្តិ ជាអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ អាចស្នើសុំបង្កើតអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលមិនមែនជាអង្គភាពថវិកា មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យសម្រេច ប្រសិនបើមានតម្រូវការចាំបាច់ ដោយយោងតាមរចនាសម្ព័ន្ធគ្រប់គ្រង ទីតាំងភូមិសាស្ត្រ និង/ឬ ទំហំការងារ និងការទទួលខុសត្រូវនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

អង្គភាពប្រើប្រាស់ ត្រូវទទួលខុសត្រូវលើការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងធ្វើការស្នើសុំជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ គួរនាំទី និងភារកិច្ចលម្អិតរបស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋក្នុងការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានក្នុងឧបសម្ព័ន្ធទី៣។

៩.៣. ប្រភពទ្រព្យសម្បត្តិរដ្ឋ

ទ្រព្យសម្បត្តិរដ្ឋ មានប្រភពមកពីទ្រព្យសម្បត្តិទាំងឡាយ ដែលកើតឡើងតាមធម្មជាតិ ឬ បង្កើតឡើងដោយមនុស្សជាតិ ក្រោមទម្រង់ជាចលនទ្រព្យ ឬ អចលនទ្រព្យ រូបិ ឬ អរូបិ ដែលមិនមែនជាកម្មសិទ្ធិឯកជន។

៩.៣.១. ទ្រព្យសម្បត្តិរដ្ឋដោយធម្មជាតិ

ទ្រព្យសម្បត្តិរដ្ឋដោយធម្មជាតិ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលកើតឡើងតាមធម្មជាតិ មានជាអាទិ៍ ដីធ្លី ទឹកខ្យល់ អាកាស កោះ សមុទ្រ បាតសមុទ្រ ធនធានក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ ភ្នំ ជ្រោះភ្នំ ព្រៃឈើ ទន្លេ ព្រែក ស្ទឹង បឹង ដីគ្រប់ប្រភេទ ប្រភពទឹក ធនធានជលផល ធនធានព្រៃឈើ និងប្រភពធនធានធម្មជាតិផ្សេងទៀត ដែលស្ថិតនៅក្នុងដី លើដី ឬ ក្រោមដីនៃដែនដីគោក ដែនទឹក និងដែនអាកាស ព្រមទាំងធនធានធម្មជាតិដទៃទៀត ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និង/ឬ យុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា។

៩.៣.២. ទ្រព្យសម្បត្តិរដ្ឋដោយមនុស្សជាតិ

ទ្រព្យសម្បត្តិរដ្ឋដោយមនុស្សជាតិ ជាទ្រព្យសម្បត្តិរដ្ឋ ដែលបង្កើតឡើងដោយអំពើរបស់មនុស្ស មានជាអាទិ៍÷

- ទ្រព្យសម្បត្តិដែលជាបេតិកភណ្ឌវប្បធម៌ សំណង់ប្រវត្តិសាស្ត្រ រមណីយដ្ឋានប្រវត្តិសាស្ត្រ សំណង់សាសនា ប្រាង្គប្រាសាទ សិលាចារឹក មូលដ្ឋានការពារប្រទេស
- ទ្រព្យសម្បត្តិដែលទទួលបានតាមរយៈលទ្ធកម្មនៃកម្មសិទ្ធិ មកជាទ្រព្យសម្បត្តិរដ្ឋ ដោយប្រើប្រាស់ ឬ មិនប្រើប្រាស់ថវិការដ្ឋ មានជាអាទិ៍ ការទិញ ការដូរ អស្សាមិករណ៍ ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ការរឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ ព្រមទាំងទ្រព្យសម្បត្តិដែលរដ្ឋទទួលបានដោយមធ្យោបាយស្របច្បាប់ផ្សេងទៀត។

៩.៤. ប្រភពទ្រព្យសម្បត្តិរដ្ឋ

ទ្រព្យសម្បត្តិរដ្ឋចែកចេញជា ២ ប្រភេទគឺ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

៩.៤.១. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋរួមមាន អចលនទ្រព្យ និងចលនទ្រព្យ ដែលត្រូវបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬ ជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋក៏បានមកពីការធ្វើចំណាត់ថ្នាក់ឡើងវិញពីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈការធ្វើអធិប្បយោគ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋពុំអាចជាកម្មវត្ថុនៃការលក់ ដូរ ការដាក់ប្រាក់ភោគ ប្រទានកម្ម អថ្វយទាន សម្បទានដី វិបល្លាស និងពុំមានអាជ្ញាយុកាល។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអាចជាកម្មវត្ថុនៃការជួល ការធ្វើសម្បទានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានគ្រប់គ្រងសេវាសាធារណៈ លើកលែងទ្រព្យសម្បត្តិដែលមានលក្ខណៈជាបេតិកភណ្ឌវប្បធម៌ជាតិ។

៩.៤.១.១. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាអចលនទ្រព្យ

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាអចលនទ្រព្យរួមមានទ្រព្យទាំងឡាយដែល៖

- កើតឡើងតាមធម្មជាតិ ជាអាទិ៍ ធនធានជលផល ធនធានព្រៃឈើ ផ្លូវទឹកដែលនាវា ឬ ក្បូនចេញចូលបានបណ្តែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវា ឬ ក្បូនចេញចូល បានបណ្តែតបាន និងត្រើយសមុទ្រដែនអាកាស ព្រែក អូរ បឹង កោះ កូនកោះ និងតំបន់ដីដែលលិចទឹកអចិន្ត្រៃយ៍
- ជាកម្មវត្ថុនៃការរៀបចំពិសេសសម្រាប់ប្រយោជន៍សាធារណៈដូចជា តីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើង និងព្រលានយន្តហោះ
- ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ តាមស្ថានភាពពិការណ៍ ឬ ក្រោយពីបានរៀបចំជាអាទិ៍ ផ្លូវថ្នល់ សួនច្បារ ឧទ្យាន រមណីយដ្ឋានធម្មជាតិ ដីចំណី និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
- ត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈដូចជា សាលារៀន ឬ អគារសិក្សាសាធារណៈ អគាររដ្ឋបាល និងមន្ទីរពេទ្យសាធារណៈ
- បង្កើតជាដែនបម្រុងធម្មជាតិការពារដោយច្បាប់
- ជាបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌបុរាណវិទ្យា បុរាណស្ថាន រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រសំណង់ប្រវត្តិសាស្ត្រ
- ជាអចលនទ្រព្យផ្សេងទៀតដែលជាកម្មវត្ថុនៃការប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬ សេវាសាធារណៈ ឬ កំណត់ដោយបទប្បញ្ញត្តិតិរិយាបាល។

៩.៤.១.២. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាចលនទ្រព្យ

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាចលនទ្រព្យ គឺជាទ្រព្យសម្បត្តិដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សិល្បៈ បុរាណវិទ្យា វិទ្យាសាស្ត្រ ឬ បច្ចេកវិទ្យា រួមមានសិលាចារឹក សាស្ត្រាស្ថីករិត បណ្ណសារ សម្ព័ន្ធម្ម។

៩.៤.២. ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាទ្រព្យសម្បត្តិដែលមិនស្ថិតក្នុងប្រភេទទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនមានលក្ខណសម្បត្តិក្នុងការបម្រើប្រយោជន៍សាធារណៈ លែងជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈ មិនមែនជាការប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន និងមិនស្ថិតក្នុងប្រភេទកម្មសិទ្ធិឯកជន។ ទ្រព្យសម្បត្តិប្រភេទនេះមានជាអាទិ៍៖

- ទ្រព្យសម្បត្តិដែលបានធ្វើចំណាត់ថ្នាក់ឡើងវិញ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈការធ្វើអនុប្បយោគ
- ទ្រព្យសម្បត្តិដែលទទួលបានពីការទិញ ការដូរ ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ទ្រព្យរឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ សម្បទានដីសេដ្ឋកិច្ច
- ទ្រព្យសម្បត្តិដទៃទៀតដែលកំណត់ថា ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋមាន ២ ផ្នែកគឺ៖

- **អចលនទ្រព្យ** សំដៅដល់ទីតាំងដី សំណង់-អគារ ការិយាល័យស្ថិតនៅតាមបណ្តាអង្គភាពនីមួយៗ ដែលកំពុងត្រូវបានប្រើប្រាស់ ថែរក្សា និងត្រូវបានកត់ត្រាចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
- **ចលនទ្រព្យ** រួមមាន ៤ ប្រភេទ៖
 - ១- បរិក្ខារបច្ចេកទេស និងឧស្សាហកម្ម៖ សំដៅដល់ម៉ាស៊ីនភ្លើងដែលមានកម្លាំងចាប់ពី ១១០ KWA ឡើង ឬ ឧបករណ៍បច្ចេកទេសធំៗដែលខុសពីយានយន្ត គ្រឿងចក្រ សម្ភារ និងសង្ហារឹម។
 - ២- យានយន្ត និងគ្រឿងចក្រ៖ យានយន្តសំដៅដល់យានគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ដោយម៉ាស៊ីន ឬ សម្រាប់សណ្តោង ឬ ត្រូវគេសណ្តោងទោះមាន ឬ គ្មានម៉ាស៊ីនដែលមានជាអាទិ៍ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ជលយានយន្ត និងរថយន្តគ្រប់ប្រភេទ ឯគ្រឿងចក្រសំដៅដល់មធ្យោបាយ ឬ គ្រឿងម៉ាស៊ីនដែលមានជាអាទិ៍ ម៉ាស៊ីនស្ទូច ត្រាក់ទ័រ គ្រឿងចក្រទេពកោសល្យស៊ីវិល និងមធ្យោបាយម៉ាស៊ីនអ្នកទាញដទៃទៀត។
 - ៣- សម្ភារ និងសង្ហារឹម៖ សំដៅដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ដែលមានជាអាទិ៍ តុ ទូ កៅអី សាឡុង សម្ភារបរិក្ខារអេឡិចត្រូនិក និងព័ត៌មានវិទ្យា ព្រមទាំងសម្ភារ និងសង្ហារឹមដទៃទៀត។
 - ៤- ចលនទ្រព្យផ្សេងទៀត។

ចលនទ្រព្យ ត្រូវកត់ត្រាទៅតាមប្រភេទ រឹងអាយុកាលប្រើប្រាស់ បរិមាណ និងកម្រិតតម្លៃ ត្រូវកំណត់តាមប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ដែលមានជាធរមាន។

៩.៥. យន្តការនៃការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

យន្តការសំខាន់ៗនៃការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរួមមាន ដូចខាងក្រោម៖

៩.៥.១. ការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ


អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលជាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានរួចរាល់នៅត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំបន្ទាប់ទៅតាមនីតិវិធី និងគំរូណែនាំរបស់ ក.ស.ហ.វ. ហើយត្រូវបញ្ជូនមក ក.ស.ហ.វ. តាមរយៈអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដើម្បីតម្កល់ទុក និងពិនិត្យតាមដាន ព្រមទាំងបូកសរុបលទ្ធផលប្រចាំឆ្នាំ រាយការណ៍ជូននាយករដ្ឋមន្ត្រី។ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំតាមទម្រង់ចំនួន ២ ប្រភេទ៖

- សៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល កត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន ហើយត្រូវធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំម្តង ហៅថា «ឆ្នាំគោល»។ ក្នុងឆ្នាំនីមួយៗនៃចន្លោះឆ្នាំគោល គឺតម្រូវឱ្យធ្វើតែការកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំប៉ុណ្ណោះ។
- តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ កត់ត្រាការកើនឡើង និងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ក្នុងចន្លោះ ៥ ឆ្នាំនៃឆ្នាំគោល។

គំរូនៃសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល និងតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ទ្រព្យសម្បត្តិនីមួយៗដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល និងតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ត្រូវបំពេញទិន្នន័យឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយរាប់ផ្ទៀងផ្ទាត់ជាមួយទ្រព្យដែលមានជាក់ស្តែង។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈត្រូវអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព។

ដ្យាក្រាម ៩.២. ដំណើរការបញ្ជូនបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ



វិប្បនៃការបញ្ជូនបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋពីអង្គភាពប្រើប្រាស់ មកអាជ្ញាធរកាន់កាប់ និងអាជ្ញាធរគ្រប់គ្រង មានសង្ខេបដូចក្នុងតារាងខាងក្រោម៖

តារាង ៩.១. វិប្បបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋពីអង្គភាពប្រើប្រាស់ អាជ្ញាធរកាន់កាប់ ដល់អាជ្ញាធរគ្រប់គ្រង

សម្រាប់ថ្នាក់កណ្តាលនៃក្រសួង ស្ថាប័ន	
អង្គភាពប្រើប្រាស់	សាមីអគ្គនាយកដ្ឋាន/នាយកដ្ឋាន ឬ អង្គភាពថ្នាក់ប្រហាក់ប្រហែល ត្រូវធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ចំនួន ៥ ច្បាប់ ដែលបានចុះហត្ថលេខាចតម្កល់ទុកចំនួន ១ ច្បាប់ ហើយ ៤ ច្បាប់ទៀតត្រូវបញ្ជូនទៅគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងលេខាធិការដ្ឋាននៃអង្គភាពប្រើប្រាស់ ដើម្បីធ្វើការសម្របសម្រួល។

អាជ្ញាធរកាន់កាប់	-ក្រសួង ស្ថាប័នសាមីចំនួន ១ ច្បាប់ សម្រាប់តម្កល់ទុកជាឯកសារ។ -ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ១ ច្បាប់ សម្រាប់ជាព័ត៌មាន និងមុខការ។ -ក.ស.ហ.វ. ចំនួន ២ ច្បាប់ សម្រាប់ជាព័ត៌មាន និងមុខការ។
អាជ្ញាធរគ្រប់គ្រង	ក.ស.ហ.វ. តម្កល់ទុកជាឯកសារ។
សម្រាប់ថ្នាក់មូលដ្ឋាននៃក្រសួង ស្ថាប័ន	
អង្គភាពប្រើប្រាស់	អង្គភាពប្រើប្រាស់ ត្រូវធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋចំនួន ៧ ច្បាប់ ហើយពេលចុះហត្ថលេខារួច បញ្ជីទាំង ៧ ច្បាប់នោះ ត្រូវ៖ -តម្កល់ទុកជាឯកសារនៅអង្គភាពដើម ចំនួន ១ ច្បាប់ -បញ្ជូនទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៣ ច្បាប់ -បញ្ជូនទៅនាយករដ្ឋបាលសាលាខេត្ត ចំនួន ១ ច្បាប់ -បញ្ជូនទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ១ ច្បាប់ -បញ្ជូនទៅសាមីក្រសួងគ្រប់គ្រងខ្សែបណ្តោយ ចំនួន ១ ច្បាប់។
សម្រាប់នីតិបុគ្គលសាធារណៈ	
អង្គភាពប្រើប្រាស់	សាមីអគ្គនាយកដ្ឋាន/នាយកដ្ឋាន ឬ អង្គភាពថ្នាក់ប្រហាក់ប្រហែល ត្រូវធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋចំនួន ៥ ច្បាប់ ដែលបានចុះហត្ថលេខារួចតម្កល់ទុកចំនួន ១ ច្បាប់ ហើយ ៤ ច្បាប់ទៀត ត្រូវបញ្ជូនទៅគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងលេខាធិការដ្ឋាននៃអាជ្ញាធរប្រើប្រាស់ ដើម្បីធ្វើការសម្របសម្រួល។
អាជ្ញាធរកាន់កាប់	-ក្រសួង ស្ថាប័នសាមីចំនួន ១ ច្បាប់ សម្រាប់តម្កល់ទុកជាឯកសារ។ -ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ១ ច្បាប់ សម្រាប់ជាព័ត៌មាន និងមុខការ។ -ក.ស.ហ.វ. ចំនួន ២ ច្បាប់ សម្រាប់ជាព័ត៌មាន និងមុខការ។
អាជ្ញាធរគ្រប់គ្រង	ក.ស.ហ.វ. តម្កល់ទុកជាឯកសារ។
សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់	
អង្គភាពប្រើប្រាស់	អង្គភាពប្រើប្រាស់ត្រូវធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋចំនួន ៧ ច្បាប់ ហើយពេលចុះហត្ថលេខារួច បញ្ជីទាំង ៧ ច្បាប់នោះ ត្រូវ៖ -តម្កល់ទុកជាឯកសារនៅអង្គភាពដើម ចំនួន ១ ច្បាប់ -បញ្ជូនទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៣ ច្បាប់ -បញ្ជូនទៅនាយករដ្ឋបាលសាលាខេត្ត ចំនួន ១ ច្បាប់ -បញ្ជូនទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ១ ច្បាប់ -បញ្ជូនទៅសាមីក្រសួងគ្រប់គ្រងខ្សែបណ្តោយ ចំនួន ១ ច្បាប់។

៩.៥.២. គោលការណ៍ធ្វើអនុប្បយោគ និងអធិប្បយោគទ្រព្យសម្បត្តិរដ្ឋ

៩.៥.២.១. គោលការណ៍ធ្វើអនុប្បយោគទ្រព្យសម្បត្តិរដ្ឋ

អនុប្បយោគ ជាការធ្វើចំណាត់ថ្នាក់ឡើងវិញពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលបានចុះ និងមិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- ទ្រព្យសម្បត្តិនោះ នៅទំនេរ លែងជាតម្រូវការនៃផលប្រយោជន៍សាធារណៈ ឬ ការផ្តល់សេវាសាធារណៈ
- ទ្រព្យសម្បត្តិនោះ បាត់បង់លក្ខណសម្បត្តិពេញលេញរបស់ខ្លួនក្នុងការបម្រើប្រយោជន៍សាធារណៈ
- ទ្រព្យសម្បត្តិនោះ លែងជាការប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន។

ការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ អាចធ្វើទៅបានចំពោះទ្រព្យសម្បត្តិរដ្ឋទាំងឡាយណា ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ។

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ មានតួនាទីធ្វើការអង្កេតជាសាធារណៈ និងធ្វើរបាយការណ៍បញ្ជាក់អំពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបានបាត់បង់លក្ខណសម្បត្តិរបស់ខ្លួន ក្នុងការបម្រើផលប្រយោជន៍សាធារណៈតាមលក្ខខណ្ឌដូចមានចែងខាងលើ ហើយស្នើសុំធ្វើអនុប្បយោគ ដោយមានភ្ជាប់សំណុំឯកសារទាំងអស់មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីពិនិត្យ និងលើកយោបល់ជូនរាជរដ្ឋាភិបាលសម្រេចតាមរយៈអនុក្រឹត្យ។

៩.៥.២.២. គោលការណ៍ធ្វើអធិប្បយោគទ្រព្យសម្បត្តិរដ្ឋ

អធិប្បយោគ ជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានតម្រូវការនៃការបម្រើផលប្រយោជន៍សាធារណៈ ឬ ការផ្តល់សេវាសាធារណៈ។ វិធាននៃការធ្វើអធិប្បយោគ ត្រូវកំណត់ដោយច្បាប់។ ចំណែកនីតិវិធីលម្អិតនៃការធ្វើអធិប្បយោគ ត្រូវកំណត់ដោយអនុក្រឹត្យ។

៩.៥.៣. គោលការណ៍លទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ

លទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋអាចត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្យាលក់ ទិញ កិច្ចសន្យាជួរ អស្សាមិករណ៍ ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ការអនុវត្តសិទ្ធិពិសេសរបស់រដ្ឋ ការរឹបអូសតាមសេចក្តីសម្រេចស្ថាពររបស់តុលាការ ឬ តាមការកំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋនូវទ្រព្យសម្បត្តិជាចលនទ្រព្យ និងជាអចលនទ្រព្យ, តាមរយៈកិច្ចសន្យាលក់ទិញ ត្រូវអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, និងតាមរយៈប្រទានកម្ម ឬ អច្ច័យទាន ត្រូវមានការឯកភាពពីរដ្ឋមន្ត្រី ក.ស.ហ.វ.។ ដោយឡែក, វិធាន និងនីតិវិធីនៃការផ្ទេរ និងទទួលមកជាទ្រព្យសម្បត្តិរដ្ឋតាមរយៈប្រទានកម្ម ឬ អច្ច័យទាន ត្រូវកំណត់ដោយអនុក្រឹត្យ។

ការធ្វើលទ្ធកម្មតាមរយៈការអនុវត្តសិទ្ធិពិសេស ត្រូវអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធអស្សាមិករណ៍ និងការអនុវត្តសិទ្ធិបញ្ចុះក្រែ។ ដោយឡែក, វិធាន និងនីតិវិធីនៃការរឹបអូសមកជាទ្រព្យសម្បត្តិរដ្ឋ តាមរយៈការរឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការត្រូវអនុលោមតាមវិធាន និងនីតិវិធីនៃការរឹបអូសមកជាទ្រព្យសម្បត្តិរដ្ឋដែលត្រូវកំណត់ដោយអនុក្រឹត្យ។

៩.៥.៤. គោលការណ៍ជួលទ្រព្យសម្បត្តិរដ្ឋ

ក. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- មិនត្រូវឱ្យមានការប្រែទិសដៅនៃការប្រើប្រាស់ ឬ ធ្វើឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិទាំងនោះឡើយ
- មិនត្រូវមានការប៉ះពាល់ ឬ ធ្វើឱ្យផ្លាស់ប្តូរដល់មុខងារបម្រើសេវាសាធារណៈរបស់ទ្រព្យសម្បត្តិទាំងនោះឡើយ។

ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវធ្វើឡើងតាមរយៈកិច្ចសន្យា ឬ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដោយមានការឯកភាពពីរដ្ឋមន្ត្រី ក. ស. ហ. វ.។ កិច្ចសន្យានេះ ត្រូវភ្ជាប់ជាមួយនូវសៀវភៅបន្ទុក ដែលកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ភតិកៈ។ កិច្ចសន្យាជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនត្រូវមានរយៈពេលលើសពី ១៥ (ដប់ប្រាំ) ឆ្នាំ។ កិច្ចសន្យានេះធ្វើឡើងក្រោមរូបភាពជាលិខិតអនុញ្ញាតកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានលក្ខណៈបណ្តោះអាសន្ន មិនទៀង ព្រមទាំងអាចដកហូតគ្រប់ពេលវេលា ក្នុងគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបម្រើប្រយោជន៍សាធារណៈ។ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋមានភារកិច្ចរៀបចំសៀវភៅបន្ទុកដែលកំណត់អំពីលក្ខខណ្ឌផ្សេងៗនៃការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ។

ខ. ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចជាកម្មវត្ថុនៃការជួល តាមរយៈកិច្ចសន្យា ឬ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលមានរយៈពេលមិនលើសពី ៥០ (ហាសិប)ឆ្នាំ។ កិច្ចសន្យា ឬ កិច្ចព្រមព្រៀងជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានរយៈពេលលើសពី ៥០ (ហាសិប)ឆ្នាំ ត្រូវបន្ថយរយៈពេល ដោយអនុលោមតាមច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី។ កិច្ចសន្យា កិច្ចព្រមព្រៀងនេះ ត្រូវភ្ជាប់ជាមួយនូវសៀវភៅបន្ទុក ដែលកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ភតិកៈ។ កិច្ចសន្យាជួល និងសៀវភៅបន្ទុកនេះ ត្រូវអនុលោមតាមវិធានអប្បបរមា ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក. ស. ហ. វ.។

កិច្ចសន្យាជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានរយៈពេលលើសពី ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ដែលផ្តល់សិទ្ធិជូនភតិកៈ ដូចខាងក្រោម៖

- អនុប្បទាន
- បញ្ចាំ ឬ ប្រាតិភោគ ឬ ការដាក់ហ៊ុប្លែតក
- ការជួលបន្ត
- កម្មវត្ថុនៃសន្តតិកម្ម
- ការចាត់ចែងផ្សេងៗ ដោយយកថ្លៃ ឬ ដោយឥតគិតថ្លៃ។

ក្នុងការអនុវត្តសិទ្ធិខាងលើ ភតិកៈត្រូវស្នើសុំការយល់ព្រមពីអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

គ. បែបបទនៃការជួល

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំឱ្យបានត្រឹមត្រូវនូវរាល់ឯកសារពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ ដែលជាកម្មវត្ថុនៃការជួល រួចស្នើសុំជួលនេះមកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងលើកយោបល់ស្នើសុំគោលការណ៍សម្រេចពីនាយករដ្ឋមន្ត្រី។

ការដាក់ឱ្យជួលទ្រព្យសម្បត្តិរដ្ឋត្រូវធ្វើឡើងតាមរយៈការដេញថ្លៃ។ ការដេញថ្លៃនេះ អាចនឹងចាត់ចែងតាម ទម្រង់÷ ១) ដេញថ្លៃជាលក្ខណៈអន្តរជាតិ ឬ លក្ខណៈជាតិដោយចំហរ, ២) ការពិគ្រោះជាលក្ខណៈអន្តរជាតិ ឬ លក្ខណៈជាតិ, និង ៣) ការដេញថ្លៃជាសាធារណៈដោយផ្ទាល់មាត់។ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំ បែបបទ និងបទបញ្ជាផ្សេងៗនៃការដេញថ្លៃ។ ការបើកលទ្ធផលដេញថ្លៃ និងការវាយតម្លៃ ត្រូវប្រតិបត្តិដោយ គណៈកម្មការមួយដែលតែងតាំង និងដឹកនាំដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវមានតំណាងរបស់ ក.ស.ហ.វ. និងតំណាងទីស្តីការគណៈរដ្ឋមន្ត្រីចូលរួម។

ការជួលអាចប្រព្រឹត្តតាមវិធីចរចាដោយមិនបាច់ដេញថ្លៃ ចំពោះករណីណាមួយ ដូចខាងក្រោម÷

- ការដេញថ្លៃ ជាសាធារណៈពុំបានលទ្ធផល
- ទ្រព្យនេះជាវត្ថុចាំបាច់ ដើម្បីបំពេញបេសកកម្មជាសេវាសាធារណៈ ឬ ដើម្បីបម្រើផលប្រយោជន៍រួម
- ការជួលទ្រព្យសម្បត្តិនេះ ជាលក្ខខណ្ឌចាំបាច់តម្រូវឱ្យអ្នកជួលទទួលយក
- លក្ខណៈពិសេសនៃទ្រព្យសម្បត្តិនេះ តម្រូវឱ្យអ្នកទទួលជួលមានគុណសម្បត្តិសមស្របតាមលក្ខណៈ ពិសេសនេះ។

លិខិតនៃការជួលអចលនទ្រព្យរបស់រដ្ឋ ត្រូវរៀបចំតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ហើយ ត្រូវចុះហត្ថលេខាដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងដោយរដ្ឋមន្ត្រីផ្សេងទៀតដែលមានបទបញ្ញត្តិ និង លិខិតបទដ្ឋានប្រគល់សិទ្ធិពីរាជរដ្ឋាភិបាលឱ្យចុះហត្ថលេខាលើលិខិតនៃការជួលអចលនទ្រព្យនេះដែរ ហើយត្រូវ មានការយល់ព្រមពីរដ្ឋមន្ត្រី ក.ស.ហ.វ.។ លិខិតនៃការជួលអចលនទ្រព្យរបស់រដ្ឋ ដែលមានក្នុងបញ្ជីអនុញ្ញាតពី ក.ស.ហ.វ. ត្រូវចុះហត្ថលេខាដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវបញ្ជូនមក ក.ស.ហ.វ. ពីការជួល នេះ ដើម្បីជាព័ត៌មានសម្រាប់តាមដាន។ ករណីមិនបានបំពេញកិច្ចតាមសៀវភៅបន្ទុកដោយអ្នកជួល អាជ្ញាធរកាន់- កាប់ទ្រព្យសម្បត្តិរដ្ឋនឹងធ្វើការដកហូតមកវិញ។ ក្នុងករណីធ្វើការដកហូតមកវិញ ទោះជាមានមូលហេតុអ្វីក៏ដោយ ក៏អ្នកជួលគ្មានសិទ្ធិទារសំណងនៃការខូចខាតណាមួយឡើយ។

៩.៥.៥. គោលការណ៍ទិញ ការលក់ ការជួរ ឬ ការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស

ការទិញ ការលក់ ការជួរ ឬ ការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស ដែលស្ថិតនៅក្រោមការកាន់កាប់ និង ប្រើប្រាស់របស់ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស ត្រូវអនុលោមតាមបទបញ្ញត្តិនៃច្បាប់នេះ លើកលែងតែមានកិច្ចព្រមព្រៀង សន្ធិសញ្ញាអន្តរជាតិ ឬ អនុសញ្ញាអន្តរជាតិ ឬ បទបញ្ញត្តិច្បាប់នៃប្រទេសទ្រព្យ សម្បត្តិនោះតាំងនៅ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលអាចប្រគល់សិទ្ធិជូនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្នុងការសម្រេចការទិញ ការលក់ ការជួរ ឬ ការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស តាមការស្នើរបស់ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អាចធ្វើការជម្រះចេញពី បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជាចលនទ្រព្យ បន្ទាប់ពីមានការយល់ព្រមពីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ រាជរដ្ឋាភិបាល អាចបង្កើតគណៈកម្មការចំពោះកិច្ចដែលដឹកនាំដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ- ជាតិ ដោយមានការចូលរួមពីតំណាងអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងសម្រេច ឬ ស្នើសុំការ សម្រេចពីនាយករដ្ឋមន្ត្រីចំពោះការទិញ ការលក់ ការជួរទ្រព្យសម្បត្តិរដ្ឋជាអចលនវត្ថុនៅក្រៅប្រទេស។ វិធាន និង នីតិវិធីនៃការទិញ លក់ ការជួរ ឬ ការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស ត្រូវកំណត់ដោយអនុក្រឹត្យ។

៩.៥.៦. គោលការណ៍បដិទាន

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលត្រូវបានបដិទានដោយហេតុផលស្របច្បាប់ ឬ ដោយការកាន់កាប់ខុសច្បាប់ពីបុគ្គលឯកជន ត្រូវឆ្លងកាត់ការធ្វើចំណាត់ថ្នាក់ទ្រព្យសម្បត្តិ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋជាមុនសិន មុននឹងដាក់ជាកម្មវត្ថុនៃការលក់ ការជួល ប្រទានកម្ម ការផ្តល់សិទ្ធិផលប្រភេទ ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់សម្បទានដីសេដ្ឋកិច្ច ឬ ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងទម្រង់ដទៃទៀត។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានបដិទានដោយហេតុផលស្របច្បាប់ ឬ ដោយការកាន់កាប់ខុសច្បាប់ពីបុគ្គលឯកជន មិនអាចជាកម្មវត្ថុនៃការលក់ ការជួល ការជួលរយៈពេលវែង ការផ្តល់សម្បទានដី ឬ ការផ្តល់កម្មសិទ្ធិឡើយ។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលត្រូវបានបដិទាន អាចជាកម្មវត្ថុនៃការជួលដែលមានរយៈពេលមិនលើសពី ១៥ ឆ្នាំ ឬ ការផ្តល់សិទ្ធិផលប្រភេទ ឬ ការធ្វើអនុប្បយោគ។ វិធាន និងនីតិវិធីនៃបដិទាន ត្រូវកំណត់ដោយអនុក្រឹត្យ។

៩.៥.៧. គោលការណ៍សម្បទាន

សម្បទាន អាជីវកម្មព្រៃឈើ ប៉ៃ អាកាសយានដ្ឋាន កំពង់ផែ បណ្តាញទូរគមនាគមន៍ អយស្វ័យយាន និងសម្បទានដី ត្រូវមានការអនុម័តជាគោលការណ៍ពីនាយករដ្ឋមន្ត្រី តាមការស្នើសុំរបស់ ក.ស.ហ.វ. និងអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។

ក. សម្បទានដីរដ្ឋ

ដីរដ្ឋ អាចជាកម្មវត្ថុនៃការផ្តល់សម្បទានដី ដែលរួមមានសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ច។

សម្បទានដីសេដ្ឋកិច្ច៖ ជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាមួយជាក់លាក់ ទៅឱ្យសម្បទានិក ដើម្បីប្រើប្រាស់ សម្រាប់ធ្វើអាជីវកម្មកសិកម្ម និងកសិឧស្សាហកម្ម។ សម្បទានដីសេដ្ឋកិច្ច មិនត្រូវមានរយៈពេលលើសពី ៥០ ឆ្នាំឡើយ ហើយមានទំហំច្រើនបំផុតមិនលើសពី ១០.០០០ (ដប់ពាន់) ហិចតា។ បុគ្គលម្នាក់អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំផ្ទៃដីសម្បទានសរុបមិនត្រូវលើសពី ១០.០០០ (ដប់ពាន់) ហិចតាឡើយ។ សម្បទានិក ត្រូវទទួលខុសត្រូវចំពោះទំហំដីដែលបានប្រគល់ជូន ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ករណីមានការបាត់ទំហំដី សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ សម្បទានដីសេដ្ឋកិច្ចពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដីជូនដល់សម្បទានិកឡើយ លើកលែងសម្បទានដីសង្គមកិច្ច។ សម្បទានដីសេដ្ឋកិច្ចអាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។ សម្បទានិក ត្រូវទទួលខុសត្រូវចំពោះទំហំដីដែលបានប្រគល់ជូន ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ករណីមានការបាត់បង់ទំហំដី សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សម្បទានដីសង្គមកិច្ច៖ ជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋ តាមផ្លូវច្បាប់ ក្នុងគោលបំណងសង្គមកិច្ចដល់ជនក្រីក្រ ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន និង/ឬ ធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

វិធាន និងនីតិវិធីនៃការផ្តល់សម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យ។

ខ. សម្បទានសេវាសាធារណៈ

សម្បទានគ្រប់គ្រងសេវាសាធារណៈ ជាការប្រគល់សិទ្ធិជូនដល់បុគ្គលឯកជន ដើម្បីធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬ សេវាសាធារណៈ ដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ ក្នុងគោលដៅបម្រើសេវាសាធារណៈជូន

សាធារណជន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ប្រភេទសេវាសាធារណៈដែលអាចធ្វើជាកម្មវត្ថុសម្បទានគ្រប់គ្រងសេវាសាធារណៈ មានជាអាទិ៍ ផ្សារ កំពង់ចម្កង ចំណតរថយន្ត ចំណតជលយាន មជ្ឈមណ្ឌលបែងចែកផលនេសាទ សត្តឃាតដ្ឋាន ទីកន្លែងដាក់សំរាម សេវាអនាម័យ និងបរិស្ថាន ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។

ការផ្តល់សម្បទានគ្រប់គ្រងសេវាសាធារណៈ មិនត្រូវមានរយៈពេលលើសពី ១៥ ឆ្នាំឡើយ។ វិធាន និងនីតិវិធីនៃការផ្តល់សម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវកំណត់ដោយអនុក្រឹត្យ។

គ. សម្បទានហេដ្ឋារចនាសម្ព័ន្ធ

សម្បទានហេដ្ឋារចនាសម្ព័ន្ធ ជាសម្បទានដែលមានទំនាក់ទំនងនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាអាទិ៍៖

- ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនីហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន មានជាអាទិ៍ ផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន កំពង់ផែ ផ្លូវដែក ព្រែកជីក
- ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្ភារបម្រើឱ្យគម្រោងផ្នែកទេសចរណ៍ មានជាអាទិ៍ រមណីយដ្ឋាន ទេសចរណ៍ សារមន្ទីរ
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យឧស្ម័ន និងប្រេង មានជាអាទិ៍ បំពង់បង្ហូរប្រេង និងឧស្ម័ន
- ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធបូមស្តារ
- ប្រព្រឹត្តិកម្ម និងការគ្រប់គ្រងសំណល់
- ហេដ្ឋារចនាសម្ព័ន្ធសាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យកីឡា
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យតំបន់សេដ្ឋកិច្ចពិសេស និងលំនៅឋានសង្គម
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យប្រព័ន្ធធារាសាស្ត្រ និងការងារកសិកម្ម
- ហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសម្បទានជាធរមាន។

វិធាន និងនីតិវិធីនៃការផ្តល់ ការគ្រប់គ្រង និងការត្រួតពិនិត្យសម្បទានហេដ្ឋារចនាសម្ព័ន្ធ ត្រូវកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ឃ. បែបបទនៃសម្បទាន

បែបបទនៃសម្បទាន មានលក្ខណៈដូចគ្នាទៅនឹងបែបបទនៃការជួលទ្រព្យសម្បត្តិរបស់រដ្ឋក្នុងចំណុច គ (បែបបទនៃការជួល) ក្នុង ៩.៥.៤. គោលការណ៍ជួលទ្រព្យសម្បត្តិរដ្ឋ។

៩.៥.៨. គោលការណ៍ផ្ទេរទ្រព្យសម្បត្តិរដ្ឋ

ការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យ ទៅឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវធ្វើឡើងដោយអនុក្រឹត្យ តាមការស្នើរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋជាចលនទ្រព្យទៅឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវសម្រេចដោយអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

ទ្រព្យសម្បត្តិដែលទទួលបានតាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ហិរញ្ញប្បទានថវិកាជាតិ និងហិរញ្ញប្បទានពីគម្រោងវិនិយោគភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលប្រើប្រាស់សម្រាប់ដំណើរការគម្រោង ឬ កម្មវិធីណាមួយ ត្រូវផ្ទេរមកជាទ្រព្យសម្បត្តិរបស់រដ្ឋនៅពេលដែលគម្រោង ឬ កម្មវិធីទាំងនោះត្រូវបានបញ្ចប់ជាស្ថាពរ។ វិធាន និងនីតិវិធីនៃការផ្ទេរមកជាទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

៩.៥.៩. គោលការណ៍លក់ទ្រព្យសម្បត្តិរដ្ឋ

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចជាកម្មវត្ថុនៃការលក់ ក្នុងករណីដែលទ្រព្យនោះស្ថិតនៅក្នុងភាពទំនេរពុំមានការប្រើប្រាស់ ឬ បាត់បង់ប្រយោជន៍នៃការប្រើប្រាស់ដោយមានកាតព្វកិច្ច ថែរក្សា ការពារ និងអភិវឌ្ឍទ្រព្យសម្បត្តិរដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ការលក់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនវត្ថុ ត្រូវសម្រេចដោយអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ លើកលែងតែចលនវត្ថុដែលមានតម្លៃខ្ពស់ ដែលត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី។

ការលក់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាអចលនវត្ថុ ត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី។

ការលក់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវធ្វើឡើងតាមការស្នើរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងសម្រេច ឬ លើកយោបល់សុំការសម្រេចពីនាយករដ្ឋមន្ត្រី។

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវបង្កើតគណៈកម្មការវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ និងមានសមាសភាពពីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងតំណាងក្រសួង ស្ថាប័ន។

ក. បែបបទនៃការលក់

ការលក់ទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រព្រឹត្តទៅតាមនីតិវិធីដេញថ្លៃ។ ការដេញថ្លៃនេះ អាចនឹងចាត់ចែងតាមទម្រង់៖

- ដេញថ្លៃជាលក្ខណៈអន្តរជាតិ ឬ លក្ខណៈជាតិដោយចំហរ
- ការប្រកួតប្រជែងដោយផ្ទាល់មាត់ជាលក្ខណៈអន្តរជាតិ ឬ លក្ខណៈជាតិ។

ការលក់អាចប្រព្រឹត្តតាមវិធីចរចា ដោយមិនបាច់ដេញថ្លៃចំពោះករណីដូចតទៅ៖

- បើការដេញថ្លៃមិនទទួលបានលទ្ធផល
- មានរូបវន្តបុគ្គល ឬ នីតិបុគ្គលស្នើសុំទិញតែមួយ
- អ្នកជួលទ្រព្យសម្បត្តិរបស់រដ្ឋនោះស្នើសុំទិញពីរដ្ឋ ក្នុងករណីអ្នកជួលទ្រព្យសម្បត្តិរបស់រដ្ឋនោះ បានចំណាយទុនវិនិយោគបានយ៉ាងតិចចំនួន ៣០ ភាគរយ នៃគម្រោងវិនិយោគ ឬ ក្នុងករណីដែលរដ្ឋបានផ្តល់មធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធដែលមានរួចរាល់ ហើយគម្រោងនោះបានដំណើរការរយៈពេល ១ ឆ្នាំយ៉ាងតិច។

នីតិវិធីលម្អិតនៃការដេញថ្លៃ និងការចរចាពិគ្រោះថ្លៃ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ។

ផ្អែកតាមការស្នើរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងលទ្ធផលនៃការវាយតម្លៃលើទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជាកម្មវត្ថុនៃការលក់ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវពិនិត្យ ផ្តល់យោបល់ និងសម្រេចជាគោលការណ៍ឱ្យដេញថ្លៃ ឬ ចរចាពិគ្រោះថ្លៃ ហើយក្នុងករណីចាំបាច់ត្រូវមានការសម្រេចជាមុនពីនាយករដ្ឋមន្ត្រី។ ចំណែក ឯកសារនៃការដេញថ្លៃ ត្រូវរៀបចំដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវបានទទួលការយល់ព្រមពី ក. ស. ហ. វ. ។ ការបើកលទ្ធផលដេញថ្លៃ និងការវាយតម្លៃ ត្រូវធ្វើឡើងដោយគណៈកម្មការមួយ ដែលតែងតាំង

ដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋនោះ ហើយត្រូវមានតំណាងរបស់ ក.ស.ហ.វ. និងទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួម។

ផ្អែកតាមលទ្ធផលនៃការដេញថ្លៃ ឬ ការចរចាពិគ្រោះថ្លៃ ដែលទទួលស្គាល់ជាផ្លូវការជាស្ថាពរពីអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ឬ រាជរដ្ឋាភិបាលហើយនោះ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋមានរយៈពេល ៣ ខែ សម្រាប់ពិភាក្សាជាមួយភាគីដែលត្រូវចុះកិច្ចសន្យាលក់-ទិញ ដើម្បីរៀបចំសេចក្តីព្រាងកិច្ចសន្យានោះ។ រយៈ ពេលនេះអាចពន្យារជូនបានមួយលើកទៀត ដែលមានរយៈពេល ៣ ខែ ប្រសិនបើពិនិត្យឃើញមានមូលហេតុ សមស្រប និងជាការចាំបាច់។ ក្នុងករណីអ្នកដេញថ្លៃមិនព្រមចរចាពិភាក្សារៀបចំកិច្ចសន្យាទិញ-លក់តាមរយៈ ពេលកំណត់នោះ គោលការណ៍ ឬ លទ្ធផលនៃការដេញថ្លៃត្រូវទុកជាមោឃៈ។ ប្រសិនបើមានការព្រមព្រៀងលើ រាល់លក្ខខណ្ឌនៃសេចក្តីព្រាងកិច្ចសន្យា រវាងភាគីកិច្ចសន្យា និងក្រោយពីទទួលបានការពិនិត្យ និងកែសម្រួលពី អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋរួចរាល់ ភាគីនៃកិច្ចសន្យាមានសិទ្ធិចុះហត្ថលេខា។

ការផ្ទេរកម្មសិទ្ធិពីរដ្ឋជូនភាគីឯកជន អាចធ្វើទៅបានលុះត្រាតែមានការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ អំពីការបង់ប្រាក់គ្រប់ចូលថវិការដ្ឋ ការបំពេញកាតព្វកិច្ចស្របតាមសៀវភៅបន្ទុកដេញថ្លៃ ឬ កិច្ចសន្យាចប់ សព្វគ្រប់ ការបង់ថ្លៃពន្ធប្រចាំប្រាក់គ្រប់ចំនួនជូនរដ្ឋ និងពន្ធអាករផ្សេងទៀត តាមច្បាប់កំណត់។

ខ. ទម្រង់នៃការលក់

លិខិតលក់អចលនទ្រព្យ ត្រូវចុះហត្ថលេខាដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដោយរដ្ឋមន្ត្រី ក.ស.ហ.វ. និងដោយរដ្ឋមន្ត្រីផ្សេងទៀតដែលមានបទប្បញ្ញត្តិ និងលិខិតបទដ្ឋានប្រគល់សិទ្ធិពិន័យករដ្ឋមន្ត្រីឱ្យចុះហត្ថលេខា លើលិខិតលក់នេះដែរ។ អ្នកទទួលទិញត្រូវយកលិខិតនេះទៅអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើកម្មសិទ្ធិ។ សោហ៊ុយទាំង អស់ជាបន្ទុករបស់អ្នកទទួលទិញ។ លិខិតនៃការលក់ចលនទ្រព្យ ដែលមានក្នុងបញ្ជីអនុញ្ញាតពី ក.ស.ហ.វ. ត្រូវចុះ ហត្ថលេខាដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវជូនព័ត៌មានពីការលក់នេះ ទៅ ក.ស.ហ.វ.។

៩.៥.១០. គោលការណ៍ការដោះដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

ការដោះដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ គឺជាការផ្ទេរកម្មសិទ្ធិទៅវិញទៅមករវាងភាគីឯកជន និងភាគីរដ្ឋ។ ការដោះដូរធ្វើឡើងក្នុងគោលបំណងដោះស្រាយទឹកនឹងបំពេញការងារ រៀបចំតំបន់រដ្ឋបាលឱ្យបានសមស្របតាម តម្រូវការជាក់ស្តែង និងតាមនិន្នាការអភិវឌ្ឍន៍។ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ អាចស្នើរដ្ឋទ្រព្យសម្បត្តិឯកជន របស់រដ្ឋទាំងឡាយ ដែលរួមមានចលនទ្រព្យ និងអចលនទ្រព្យ ដើម្បីបានមកវិញនូវទ្រព្យសម្បត្តិថ្មីសមស្រប ដែល ផ្តល់ឱ្យដោយភាគីឯកជន។

ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនវត្ថុ ត្រូវសម្រេចដោយអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ លើក- លែងតែចលនវត្ថុ ដែលមានតម្លៃខ្ពស់ដែលត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី។

ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាអចលនវត្ថុ ត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី។

ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវធ្វើឡើងតាមការស្នើរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជូន អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងសម្រេច ឬ លើកយោបល់សុំការសម្រេចពីនាយករដ្ឋមន្ត្រី។

ក. បែបបទនៃការដោះដូរ

ការដោះដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាមួយនឹងទ្រព្យសម្បត្តិរបស់ភាគីឯកជន ត្រូវប្រព្រឹត្តតាមរូបភាព ដេញថ្លៃជាសាធារណៈ ឬ ចរចាពិគ្រោះថ្លៃ ទៅតាមនីតិវិធីដូចការលក់ទ្រព្យសម្បត្តិរបស់រដ្ឋដែរ។ ភាគីឯកជនដែល ចូលរួមដេញថ្លៃ ឬ ចរចាពិគ្រោះថ្លៃ ត្រូវមានទ្រព្យសម្បត្តិសមស្រប ដើម្បីជាថ្នូរនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ការដោះដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជាចលនទ្រព្យ ជាសមត្ថកិច្ចរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យ សម្បត្តិរបស់រដ្ឋ លើកលែងតែចលនទ្រព្យដែលមានតម្លៃខ្ពស់។ ការដោះដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជា អចលនទ្រព្យ ជាសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី។ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំឱ្យបានត្រឹមត្រូវនូវ រាល់ឯកសារពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលជាកម្មវត្ថុនៃការដោះដូរជាមួយនឹងទ្រព្យសម្បត្តិដែលផ្តល់ ដោយឯកជន មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងលើកយោបល់សុំការសម្រេចពីនាយករដ្ឋមន្ត្រី។

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវបង្កើតគណៈកម្មការវាយតម្លៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដោយមាន ការចូលរួមពីតំណាងរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តំណាងរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ តំណាង ទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាវាយតម្លៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជា កម្មវត្ថុនៃការដោះដូរនោះ ស្របតាមគោលការណ៍បច្ចេកទេស និងតម្លៃទីផ្សារ។

ផ្អែកតាមការស្នើរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងលទ្ធផលនៃការវាយតម្លៃលើទ្រព្យសម្បត្តិឯកជន របស់រដ្ឋដែលជាកម្មវត្ថុនៃការដោះដូរ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវពិនិត្យផ្តល់យោបល់ និងសម្រេចជា គោលការណ៍ឱ្យដេញថ្លៃ ឬ ចរចាពិគ្រោះថ្លៃ។ ក្នុងករណីចាំបាច់, អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវស្នើសុំការ សម្រេចជាមុនពីនាយករដ្ឋមន្ត្រី។ នីតិវិធីលម្អិតនៃការដេញថ្លៃ និងការចរចាពិគ្រោះថ្លៃ ត្រូវកំណត់ដោយប្រកាស របស់ ក.ស.ហ.វ.។

ផ្អែកតាមលទ្ធផលនៃការដេញថ្លៃ ឬ ការចរចាពិគ្រោះថ្លៃ ដែលទទួលស្គាល់ជាផ្លូវការជាសាធារណៈអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ឬ រាជរដ្ឋាភិបាលហើយនោះ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋមានរយៈពេល យ៉ាងយូរ ៣ ខែ សម្រាប់ពិភាក្សាជាមួយភាគីដែលត្រូវចុះកិច្ចសន្យាដោះដូរ ដើម្បីរៀបចំសេចក្តីព្រាងកិច្ចសន្យា នោះ។ រយៈពេលនេះអាចពន្យារជូនបានមួយលើកទៀត ដែលមានរយៈពេលយ៉ាងយូរ ៣ ខែ ប្រសិនបើពិនិត្យឃើញ មានមូលហេតុសមស្រប និងជាការចាំបាច់។ ក្នុងករណីអ្នកដេញថ្លៃមិនព្រមចរចាពិភាក្សារៀបចំកិច្ចសន្យាដោះដូរ តាមរយៈពេលកំណត់នោះ គោលការណ៍ ឬ លទ្ធផលនៃការដេញថ្លៃត្រូវទុកជាមោឃៈ។ ភាគីនៃកិច្ចសន្យាមានសិទ្ធិ ចុះហត្ថលេខា លុះត្រាតែលក្ខខណ្ឌទាំងអស់នៃសេចក្តីព្រាងកិច្ចសន្យា ត្រូវបានព្រមព្រៀងរវាងភាគីនៃកិច្ចសន្យា ហើយត្រូវបានពិនិត្យ កែសម្រួល និងយល់ព្រមដោយអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាមុនសិន។

ខ. ទម្រង់នៃការដោះដូរ

លក្ខខណ្ឌ និងការទូទាត់តម្លៃនៃការដោះដូរ ត្រូវកំណត់ឡើងដោយសៀវភៅបន្ទុកមួយ ដែលត្រូវរៀបចំ ដោយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ហើយអាជ្ញាធរនេះត្រូវផ្ញើសៀវភៅបន្ទុកនេះមកអាជ្ញាធរគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងលើកយោបល់សុំការសម្រេចពីនាយករដ្ឋមន្ត្រី។

៩.៥.១១. គោលការណ៍ប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ

ប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ធ្វើឡើងតាមរយៈការសម្តែងឆន្ទៈរបស់រដ្ឋ ប្រគល់ជូនបុគ្គលឯកជននូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ទាំងចលនវត្ថុ និង/ឬ អចលនវត្ថុ ដោយមិនយកថ្លៃ ក្នុងហេតុផលសេដ្ឋកិច្ច និងសង្គមកិច្ច។ ការធ្វើប្រទានកម្មទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាអចលនវត្ថុ ត្រូវធ្វើឡើងតាមរយៈសម្បទានដីសង្គមកិច្ច។ ការធ្វើប្រទានកម្មទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាចលនវត្ថុ ត្រូវអនុវត្តតាមវិធាន និងនីតិវិធី ដែលកំណត់ដោយអនុក្រឹត្យ។ ការធ្វើប្រទានកម្មទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាអចលនវត្ថុ ត្រូវធ្វើឡើងតាមរយៈសម្បទានដីសង្គមកិច្ច ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

ដើម្បីធ្វើប្រទានកម្មដីធ្លី និងលំនៅឋានជូន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបាននិងកំពុងស្នាក់នៅ និងអាស្រ័យផលអស់រយៈពេលយូរមកហើយលើទ្រព្យសម្បត្តិរដ្ឋ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវស្នើមក ក.ស.ហ.វ. ដើម្បីបំពេញនីតិវិធីបន្ត និងស្នើសុំរាជរដ្ឋាភិបាលធ្វើការសម្រេច ដោយផ្អែកលើវិធាន និងលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

- ប្រជាពលរដ្ឋ ឬ មន្ត្រីរាជការដែលអនុញ្ញាតឱ្យបានកាន់កាប់ និងអាស្រ័យផលលើដីរដ្ឋ ទទួលបាននូវកម្មសិទ្ធិស្របច្បាប់លុះត្រាតែ ១) មានប្រវត្តិ និងអត្តសញ្ញាណតាំងទីលំនៅ និង/ឬ អាស្រ័យផលលើដីនោះ យ៉ាងតិច ១០ ឆ្នាំ និងត្រូវកំណត់ឆ្នាំចុងក្រោយបញ្ចប់ការដោះស្រាយការកាន់កាប់លើទ្រព្យសម្បត្តិរដ្ឋទៀតដោយគិតត្រឹមឆ្នាំ២០១៥ និងដោយមានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច, និង ២) ប្រជាពលរដ្ឋ ឬ មន្ត្រីរាជការក្រីក្រ មានជីវភាពខ្វះខាតពិតប្រាកដ និងមិនមានដី ឬ ផ្ទះជាកម្មសិទ្ធិផ្សេងទៀត ឬ បើមានកម្មសិទ្ធិផ្សេងទៀត ត្រូវមានការពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ប្រកបដោយសុចរិតភាពដែលអាចទទួលយកបាន។ ការផ្តល់ជូននេះត្រូវមានលក្ខណៈសមធម៌ និងសម្រាប់តម្រូវការជាមូលដ្ឋានចាំបាច់ សម្រាប់ជាលំនៅឋាន និង/ឬ សម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដែលជៀសវាងអំពើកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ។
- ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការចម្រុះមួយ ដោយមានការចូលរួមពីតំណាង ក.ស.ហ.វ. ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងតំណាងក្រសួង ស្ថាប័ន/អង្គភាពពាក់ព័ន្ធមានសមត្ថកិច្ច ដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីទំហំដី និង/ឬ លំនៅឋានជាស្តង់ដារមួយ សម្រាប់ធ្វើប្រទានកម្មជូនពួកគាត់ទៅតាមស្ថានភាពទីតាំងជាក់ស្តែង និងឈរលើគោលការណ៍សមធម៌ និងតម្លាភាព។
- រាល់ការធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ឬ មន្ត្រីរាជការ ត្រូវមានការវាយតម្លៃលើទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើប្រទានកម្ម ដោយឈរលើមូលដ្ឋាននៃតម្លៃគិតពន្ធលើអចលនវត្ថុដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ឬ តម្លៃទីផ្សារជាក់ស្តែង ដើម្បីកំណត់ចំនួនទឹកប្រាក់ច្បាស់លាស់ ក្នុងការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងទំហំជាទឹកប្រាក់វិភាគទាន ដែលរដ្ឋបានផ្តល់ជូនប្រជាពលរដ្ឋ ឬ មន្ត្រីរាជការ តាមករណីជាក់ស្តែងនីមួយៗ ដើម្បីរួមចំណែកដោះស្រាយសេចក្តីត្រូវការ និងលើកស្ទួយជីវភាពរបស់ពួកគាត់។

- ការកាន់កាប់រយៈពេល ៥ ឆ្នាំ បន្ទាប់ពីរដ្ឋបានផ្តល់ជូន ទើបអាចស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបាន ដោយអនុលោមតាមគោលការណ៍ផ្តល់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋ។
- ក្នុងករណីចាំបាច់ នាយករដ្ឋមន្ត្រីធ្វើការសម្រេចតាមស្ថានភាពជាក់ស្តែង។

៩.៥.១២. គោលការណ៍ជម្រះ និងការលុបចោល

ក. គោលការណ៍រួម

គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ និងនីតិបុគ្គលសាធារណៈ ត្រូវរៀបចំគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ នូវទ្រព្យសម្បត្តិរដ្ឋទាំងឡាយណាដែលជាកម្មវត្ថុនៃការស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវបានអនុញ្ញាតឱ្យជម្រះបានតែមួយដងគត់ក្នុងមួយឆ្នាំ។ គម្រោងជម្រះបញ្ជីប្រចាំឆ្នាំ ត្រូវមានបញ្ជាក់ព័ត៌មាននៃទ្រព្យសម្បត្តិរដ្ឋនោះ ដូចខាងក្រោម៖

- យថាប្រភេទនៃទ្រព្យសម្បត្តិរដ្ឋ
- ការកំណត់តម្លៃនៃទ្រព្យសម្បត្តិរដ្ឋ ត្រូវយកតម្លៃដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតម្លៃប៉ាន់ស្មាន ដោយអង្គភាពប្រើប្រាស់
- ព័ត៌មានផ្សេងទៀតដែលមានលម្អិតក្នុងប្រកាសស្តីពីវិធាន និងនីតិវិធីលម្អិតនៃការជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ខ. ប្រតិទិននៃការលើកគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ

ប្រតិទិននៃការលើកគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ ត្រូវបានកំណត់ដូចខាងក្រោម៖

- គ្រប់អង្គភាពប្រើប្រាស់ ត្រូវរៀបចំគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ (ឆ្នាំ N+1) មកអាជ្ញាធរកាន់កាប់យ៉ាងយូរត្រឹមត្រីមាសទី១ នៃឆ្នាំ (ឆ្នាំ N)
- បន្ទាប់មកអាជ្ញាធរកាន់កាប់ ត្រូវផ្ញើគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ (ឆ្នាំ N+1) នេះ មក ក.ស.ហ.វ. ដែលជាអាជ្ញាធរគ្រប់គ្រងយ៉ាងយូរត្រឹមខែឧសភានៃឆ្នាំ (ឆ្នាំ N) ដើម្បីរៀបចំកិច្ចដំណើរការនីតិវិធីជម្រះទ្រព្យសម្បត្តិរដ្ឋនេះ
- អាជ្ញាធរគ្រប់គ្រង ត្រូវពិនិត្យ និងសម្រេចជាគោលការណ៍លើគម្រោងស្នើសុំជម្រះទ្រព្យសម្បត្តិរដ្ឋយ៉ាងយូរត្រឹមខែមិថុនា នៃឆ្នាំ (ឆ្នាំ N) ។

ទ្រព្យសម្បត្តិរដ្ឋដែលអនុញ្ញាតឱ្យជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបាន លុះត្រាតែទ្រព្យសម្បត្តិរដ្ឋនោះត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរចរណ៍តាមនីតិវិធីជាធរមាន និងមានក្នុងគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ ដែលបានទទួលស្គាល់ដោយ ក.ស.ហ.វ. ។

រាល់ការជម្រះទ្រព្យសម្បត្តិរដ្ឋទាំងអស់ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវអនុលោមទៅតាមលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ជាធរមាន និងត្រូវស្នើសុំគោលការណ៍សម្រេចពី ក.ស.ហ.វ.។ បែបបទនីតិវិធី និងទម្រង់នៃការជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយ ក.ស.ហ.វ. ។

ទ្រព្យសម្បត្តិរដ្ឋដែលជាដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ ត្រូវបានអនុញ្ញាតឱ្យជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបាន លុះត្រាតែបានបំពេញនីតិវិធីចប់សព្វគ្រប់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានការសម្រេចរបស់រាជរដ្ឋាភិបាល។

គ្រប់អង្គភាពប្រើប្រាស់ ត្រូវលើកការស្នើសុំជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋដែលត្រូវជម្រះ មកអាជ្ញាធរកាន់កាប់ ទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួន ដើម្បីស្នើសុំការពិនិត្យ និងសម្រេចរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ដោយឡែក, អាជ្ញាធរកាន់កាប់ មានសិទ្ធិសម្រេចលើការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចំពោះសម្ភារ និងសង្ហារឹម រួមមាន តុ ទូ កៅអី គ្រឿងអេឡិចត្រូនិក កង្ហារ និងកង់ធម្មតា ដែលជាទ្រព្យសម្បត្តិរដ្ឋដែលត្រូវជម្រះ ដោយមិនរួមបញ្ចូលនូវគ្រឿង សង្ហារឹមប្រណិតដែលមានតម្លៃដើមចាប់ពី ៤ លានរៀល ឡើង ឬ មានតម្លៃខ្ពស់ឡើយ ព្រមទាំងពិនិត្យ និងវាយតម្លៃ លក់ទ្រព្យសម្បត្តិរដ្ឋ ដើម្បីជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់របស់ខ្លួន។

គ. ប្រភេទ និងលក្ខខណ្ឌនៃការជម្រះទ្រព្យសម្បត្តិរដ្ឋ

ប្រភេទនៃទ្រព្យសម្បត្តិរដ្ឋ ដែលអាចជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានដូចខាងក្រោម៖

- ដី និងអគារ
- បរិក្ខារបច្ចេកទេស និងឧស្សាហកម្ម
- យានយន្ត និងគ្រឿងចក្រ
- សម្ភារ និងសង្ហារឹម
- ទ្រព្យសម្បត្តិរដ្ឋដទៃទៀត។

ប្រភេទទ្រព្យសម្បត្តិរដ្ឋដូចមានចែងខាងលើនេះ ក្រៅពីដីដែលជាកម្មវត្ថុនៃការអនុញ្ញាតឱ្យជម្រះចេញពីបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបាន លុះត្រាតែទ្រព្យសម្បត្តិរដ្ឋទាំងនោះមានស្ថានភាពចាស់ទ្រុឌទ្រោមប្រើប្រាស់លែង កើត ខូចខាតធ្ងន់ធ្ងរ បាត់បង់ ឬ ខូចខាតធ្ងន់ធ្ងរ បាត់បង់ដោយមូលហេតុប្រធានសក្តិ ឬ ជាការផ្ទេរការប្រើប្រាស់រវាង ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្នុងករណីទ្រព្យសម្បត្តិរដ្ឋទាំងនោះនៅមានតម្លៃលក់បានត្រូវអនុវត្តតាមនីតិវិធី ដូចមាន ចែងក្នុងចំណុច យ ខាងក្រោមនេះ។

ចំពោះការជម្រះទ្រព្យសម្បត្តិរដ្ឋជាដី ដែលបណ្តាលមកពីការលក់ ដូរ ផ្ទេរ ប្រទានកម្ម ប្រែប្រួលទំហំផ្ទៃ ក្រឡាដី កត់ត្រាស្ទួន ឬ ការបាត់បង់ដោយប្រការដទៃទៀត ដោយបានបំពេញនីតិវិធីបានចប់សព្វគ្រប់ អាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌ មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

អាជ្ញាធរកាន់កាប់ ត្រូវរៀបចំបង្កើតគណៈកម្មការ ដើម្បីបំពេញនីតិវិធីជម្រះ និងលក់ទ្រព្យសម្បត្តិរដ្ឋដែល ត្រូវជម្រះ។

ឃ. នីតិវិធីនៃការដេញថ្លៃ និងចរចាពិគ្រោះថ្លៃ

ការជម្រះ និងលក់ទ្រព្យសម្បត្តិរដ្ឋដែលត្រូវជម្រះ ត្រូវរៀបចំឡើងក្រោមរូបភាពនៃការដេញថ្លៃ ឬ ចរចា ពិគ្រោះថ្លៃ។

ផ្អែកតាមការស្នើរបស់អង្គភាពប្រើប្រាស់ គណៈកម្មការចម្រុះត្រូវចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង រួចលើកជា យោបល់ស្នើសុំប្រធានគណៈកម្មការពិនិត្យ និងសម្រេចកំណត់តម្លៃមូលដ្ឋាន ដើម្បីយកទៅអនុវត្តនីតិវិធីដេញថ្លៃ ឬ ចរចាពិគ្រោះថ្លៃ។

ទ្រព្យសម្បត្តិរដ្ឋទាំងអស់ដែលស្នើសុំជម្រះ ដែលទទួលបានគោលការណ៍អនុញ្ញាតឱ្យជម្រះ ត្រូវលក់ដោយ ដេញថ្លៃជាសាធារណៈ។ នីតិវិធីនៃការដាក់លក់ដេញថ្លៃជាសាធារណៈ រួមមានដូចតទៅ៖

- ផ្សព្វផ្សាយ ដោយបញ្ជាក់ពីចំនួន និងតម្លៃទ្រព្យសម្បត្តិ ទឹកនៃឯក-ទទួលពាក្យ កាលបរិច្ឆេទចាប់ផ្តើម លក់-ទទួលពាក្យ និងកាលបរិច្ឆេទនៃការដេញថ្លៃ។ ការផ្សព្វផ្សាយលក់ដេញថ្លៃអាចធ្វើការប្រកាស ចំនួន ៣ លើក ក្នុងករណី មួយលើក។ គ្មានបេក្ខជនចូលរួមទេនោះ ត្រូវបញ្ចុះតម្លៃ ១០% នៃតម្លៃមូលដ្ឋានដែលបានប្រកាសក្នុងមួយលើក។
- គណៈកម្មការត្រូវទុករយៈពេល ៧ ថ្ងៃ ក្នុងការពិនិត្យឯកសារ និងលក្ខខណ្ឌផ្សេងៗរបស់បេក្ខជនមុន នឹងសម្រេចទទួលយកបេក្ខជនឱ្យចូលរួមដេញថ្លៃបាន
- បន្ទាប់ពីការដេញថ្លៃរួចរាល់ គណៈកម្មការត្រូវរៀបចំកំណត់ហេតុរួមស្តីពីលទ្ធផលនៃការដេញថ្លៃ ដោយ មានសមាសភាពគ្រប់គ្រាន់ពាក់ព័ន្ធ និងចុះហត្ថលេខារួមគ្នាលើកំណត់ហេតុនោះ។

ទ្រព្យសម្បត្តិរដ្ឋទាំងអស់ជាម្ចាស់នៃការសុំជម្រះ ដែលទទួលបានគោលការណ៍អនុញ្ញាតឱ្យជម្រះ និងអាច ដាក់ចរចាពិគ្រោះថ្លៃទៅបាន ក្នុងករណីណាមួយ ដូចខាងក្រោម៖

- បើការដេញថ្លៃមិនទទួលបានលទ្ធផល
- គ្មាន ឬ មានរូបវន្តបុគ្គល ឬ នីតិបុគ្គលស្នើសុំចូលរួមដេញថ្លៃតែមួយ។

នីតិវិធីនៃការចរចាពិគ្រោះថ្លៃ ត្រូវអនុវត្តដូចខាងក្រោម៖

- ផ្សព្វផ្សាយ ដោយបញ្ជាក់ពីចំនួន និងតម្លៃទ្រព្យសម្បត្តិ ទឹកនៃឯក-ទទួលពាក្យ កាលបរិច្ឆេទចាប់ផ្តើម លក់-ទទួលពាក្យ និងកាលបរិច្ឆេទនៃការចរចាពិគ្រោះថ្លៃ។ ការផ្សព្វផ្សាយលក់ ចរចាពិគ្រោះថ្លៃអាច ធ្វើការប្រកាសចំនួន ៣ លើក ក្នុងករណីមួយលើក។ ដោយយកតម្លៃមូលដ្ឋាននៃការផ្សព្វផ្សាយលក់ ដេញថ្លៃលើកទី៣ មកធ្វើជាតម្លៃមូលដ្ឋានផ្សព្វផ្សាយលក់ចរចាពិគ្រោះថ្លៃលើកទី១។ ករណីគ្មានបេក្ខជន ចូលរួមទេនោះ ត្រូវបញ្ចុះតម្លៃ ១០% នៃតម្លៃមូលដ្ឋាន ដែលបានប្រកាសក្នុងមួយលើក។
- គណៈកម្មការត្រូវទុករយៈពេល ៧ ថ្ងៃ ក្នុងការពិនិត្យឯកសារ និងលក្ខខណ្ឌផ្សេងៗរបស់បេក្ខជន មុន នឹងសម្រេចទទួលយកបេក្ខជនឱ្យចូលរួមចរចាពិគ្រោះថ្លៃបាន។
- បន្ទាប់ពីការចរចាពិគ្រោះថ្លៃ គណៈកម្មការត្រូវរៀបចំកំណត់ហេតុរួមស្តីពីលទ្ធផលនៃការចរចាពិគ្រោះ ថ្លៃដោយមានសមាសភាពគ្រប់គ្រាន់ពាក់ព័ន្ធ និងចុះហត្ថលេខារួមគ្នាលើកំណត់ហេតុនោះ។

ង. កាតព្វកិច្ចក្រោយដេញថ្លៃ ឬ ចរចាពិគ្រោះថ្លៃឈ្នះជាស្ថាពរ

ផ្អែកលើលទ្ធផលនៃការដេញថ្លៃ ឬ ចរចាពិគ្រោះថ្លៃ គណៈកម្មការត្រូវលើកការស្នើសុំពីលទ្ធផលនៃការ ដេញថ្លៃ ឬ ចរចាពិគ្រោះថ្លៃនោះមកអាជ្ញាធរកាន់កាប់ ដើម្បីស្នើសុំមកអាជ្ញាធរគ្រប់គ្រង ដើម្បីពិនិត្យ និងសម្រេច។ អាជ្ញាធរគ្រប់គ្រង ត្រូវចេញលិខិតឆ្លើយតបជាគោលការណ៍យ៉ាងយូររយៈពេល ១ ខែ។

បន្ទាប់ពីមានការឯកភាពរបស់អាជ្ញាធរគ្រប់គ្រង អាជ្ញាធរកាន់កាប់ ត្រូវកំណត់ឱ្យបេក្ខជនជ័យលាភីត្រូវ ទទួលបន្ទុកអនុវត្តកាតព្វកិច្ចបង្កប់ប្រាក់ ដើម្បីប្រគល់-ទទួលទ្រព្យសម្បត្តិ ដូចមានចែងក្នុងសៀវភៅបន្ទុក។

បន្ទាប់ពីអនុវត្តនីតិវិធីរួចរាល់ចប់ជាស្ថាពរ អាជ្ញាធរកាន់កាប់ត្រូវលុបទ្រព្យសម្បត្តិនោះចេញពីបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់របស់ខ្លួន។

៩.៥.១៣. គោលការណ៍គ្រប់គ្រង និងចាត់ចែងចំណូលពីទ្រព្យសម្បត្តិរដ្ឋ

ចំណូលពីការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវបង់ចូលគណនីទោលរបស់រតនាគារជាតិ ឬ គណនីរបស់រតនាគារដែក ដោយមិនអាចដកចំណូលនេះមួយផ្នែកណាមួយទៅកាត់កងដោយត្រង់ជាមួយ ចំណាយ ឬ រក្សាទុកបានឡើយ។ ចំណូលពីការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋអាចត្រូវបានបែងចែកជា ប្រយោជន៍ដល់ថ្នាក់ក្រោមជាតិ តាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

វិធាន និងនីតិវិធីនៃការបង់ចំណូលពីការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយ អនុក្រឹត្យ។

៩.៥.១៤. គោលការណ៍គ្រប់គ្រង ថែរក្សា និងប្រើប្រាស់ឃានយន្ត

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ឃានយន្តក្នុងអង្គភាពរបស់ខ្លួន ឱ្យចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៩.៥.១៥. ការដកហូតមកជាទ្រព្យសម្បត្តិរដ្ឋ

ការដកហូតមកជាទ្រព្យសម្បត្តិរដ្ឋវិញ ត្រូវអនុលោមតាមច្បាប់អស្សាមិករណ៍ដែលមានគោលបំណងជាអាទិ៍៖

- ធានាការដកសិទ្ធិស្របច្បាប់លើកម្មសិទ្ធិកងជន ដោយសមរម្យ និងយុត្តិធម៌
- ធានាការទូទាត់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌
- បម្រើឱ្យផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ
- ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបវន្តសាធារណៈ។

គោលការណ៍ យន្តការ នីតិវិធីនៃអស្សាមិករណ៍ និងសំណងឱ្យបានសមរម្យ និងយុត្តិធម៌ សម្រាប់គម្រោង ស្ថាបនា ស្តារ និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបវន្តសាធារណៈ បានកំណត់ក្នុងច្បាប់អស្សាមិករណ៍។ មានតែ រដ្ឋទេដែលជាអ្នកធ្វើអស្សាមិករណ៍ ដើម្បីប្រើប្រាស់ក្នុងគោលដៅជាផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ ជាតិ ហើយអស្សាមិករណ៍អាចអនុវត្តបាន លុះត្រាតែយកទៅអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបវន្តសាធារណៈ។

បែបបទ នីតិវិធី និងគោលនយោបាយពាក់ព័ន្ធនឹងការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ មានកំណត់នៅក្នុងស្តង់ដារនីតិវិធីប្រតិបត្តិសម្រាប់ ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ក្នុង ព្រះរាជាណាចក្រកម្ពុជា។

៩.៦. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

ទន្ទឹមនេះ, ក្នុងគោលបំណងធានាដល់ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព តម្លា ភាព និងគណនេយ្យភាព ក.ស.ហ.វ. ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំដាក់ឱ្យអនុវត្តនូវ ប្រព័ន្ធ SARMIS ដោយចង្អុលណែនាំអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលជាក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដូចខាងក្រោម៖

- ត្រូវបញ្ចូលទិន្នន័យទ្រព្យសម្បត្តិរដ្ឋនៃបញ្ជីសារពើភណ្ឌរបស់ខ្លួនតាមប្រព័ន្ធ SARMIS ដែលផ្តល់ដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃ ក.ស.ហ.វ.

- ត្រូវបញ្ជូនសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលរៀងរាល់ ៥ ឆ្នាំម្តង និងសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យកើនឡើង និងថយចុះនៅចន្លោះរយៈពេល ៥ ឆ្នាំម្តងនៃឆ្នាំគោល ដែលត្រូវបានបោះពុម្ពចេញពីប្រព័ន្ធ SARMIS មក ក.ស.ហ.វ. ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដោយអនុលោមតាមវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយភ្ជាប់មកជាមួយនូវទិន្នន័យដែលបានបញ្ចូលក្នុងប្រព័ន្ធ SARMIS ។

៩.៧. សវនកម្ម និងអធិការកិច្ច

ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវស្ថិតក្រោមការធ្វើសវនកម្មផ្ទៃក្នុងរបស់សាមីក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងនីតិបុគ្គលសាធារណៈ, អធិការកិច្ចហិរញ្ញវត្ថុរបស់ ក.ស.ហ.វ., និងសវនកម្មផ្ទៃក្រៅ។



ជំពូកទី១០

ការគ្រប់គ្រងការវិនិយោគសាធារណៈ

ការវិនិយោគសាធារណៈ សំដៅដល់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈមានជាអាទិ៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច (ដូចជាផ្លូវថ្នល់, ស្ពាន, អាកាសយានដ្ឋាន, កំពង់ផែ, ប្រព័ន្ធធារាសាស្ត្រ។ល។) និងហេដ្ឋារចនាសម្ព័ន្ធសង្គមកិច្ច (ដូចជាសាលារៀន និងមន្ទីរពេទ្យ។ល។)។ ការវិនិយោគសាធារណៈអាចមានប្រភពពីថវិការដ្ឋ, ហិរញ្ញប្បទានសហប្រតិបត្តិការ, ការខ្ចីពីក្នុងនិងក្រៅប្រទេស, និងទុនវិនិយោគវិស័យឯកជន។ ការវិនិយោគសាធារណៈត្រូវបានហិរញ្ញប្បទានដោយថវិកាមូលធនក្នុងដំណាក់កាលសាងសង់, និងថវិកាចរន្តក្នុងដំណាក់កាលប្រតិបត្តិការនិងថែទាំ។

ការវិនិយោគសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់នៃចំណាយថវិកាជាតិ ដែលតម្រូវឱ្យមានការគ្រប់គ្រងដែលមានលក្ខណៈជាប្រព័ន្ធ សំដៅឈានទៅសម្រេចគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងនេះត្រូវអនុលោមតាមក្របខ័ណ្ឌគតិយុត្ត, គោលការណ៍, និងនីតិវិធីរួម ដើម្បីធានាបាននូវសង្គតិភាពរវាងការគ្រប់គ្រងផែនការវិនិយោគសាធារណៈ, ការគ្រប់គ្រងថវិកា, និងការគ្រប់គ្រងគម្រោងវិនិយោគនៅគ្រប់ដំណាក់កាលនៃវដ្តគម្រោង។ ក្នុងពេលជាមួយគ្នា, ការគ្រប់គ្រងការវិនិយោគសាធារណៈ អាចមានលក្ខណៈដាច់ដោយឡែកមួយចំនួន អាស្រ័យទៅតាមប្រភេទគម្រោងវិនិយោគនីមួយៗ។

ជំពូកនេះផ្តោតលើក្របខ័ណ្ឌនៃការគ្រប់គ្រងការវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន និងនៅគ្រប់កម្រិតរដ្ឋបាល ដោយចាប់ផ្តើមពីដំណាក់កាលនៃការរៀបចំផែនការវិនិយោគសាធារណៈ រហូតដល់ដំណាក់កាលចុងក្រោយនៃការវាយតម្លៃបញ្ចប់គម្រោង។ ចំពោះការងារលម្អិតនៃការរៀបចំ និងអនុវត្តថវិកាពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈ សូមយោងទៅជំពូកទី៥ ស្តីពីការអនុវត្តថវិកា។ ជារួម, ជំពូកនេះចង្អុលបង្ហាញចំណុចសំខាន់ៗ នៃការគ្រប់គ្រងការវិនិយោគសាធារណៈ៖

- ក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន, តួនាទី, និងភារកិច្ច
- វដ្តនិងនីតិវិធីរួមក្នុងការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។

១០.១. ក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ត

១០.១.១. ក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តរួម

ក្របខ័ណ្ឌគោលនយោបាយ សម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈនៅកម្ពុជា រួមមាន៖

- ១- យុទ្ធសាស្ត្របញ្ជាកោណ ដែលជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលជាផែនការតែមួយគត់ដែលគ្របដណ្តប់គ្រប់វិស័យ សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងកំណត់គោលនយោបាយ ក្នុងការសម្របសម្រួលកំណើន ដែលដឹកនាំដោយវិស័យឯកជនក្រោមបរិស្ថានអនុគ្រោះ, និងគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនានា។

២- កម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលជាការប្រមូលផ្តុំនូវគម្រោងវិនិយោគជាអាទិភាពរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវធ្វើការរៀបចំកែសម្រួល និងរំកិលជារៀងរាល់ឆ្នាំ។

ក្របខ័ណ្ឌគតិយុត្តរម្យ កំណត់នូវវិធាន និងនីតិវិធីជាសារវន្តសម្រាប់ការគ្រប់គ្រង និងអនុវត្តគម្រោងវិនិយោគ សាធារណៈ។ បច្ចុប្បន្ន ឯកសារក្របខ័ណ្ឌគតិយុត្តរម្យសំខាន់ៗ ស្តីពីការអនុវត្ត និងការគ្រប់គ្រងការវិនិយោគ សាធារណៈនៅកម្ពុជា រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ស្តីពីអស្សាមិករណ៍
- ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន
- ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល
- អនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ
- អនុក្រឹត្យស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

លិខិតបទដ្ឋានគតិយុត្តដែលផ្តល់ការណែនាំសម្រាប់ការអនុវត្ត និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ តាមប្រភេទនីមួយៗ មានក្នុងតារាង ១០.១. ខាងក្រោម។

១០.១.២. ក្របខ័ណ្ឌគតិយុត្តតាមប្រភេទគម្រោងវិនិយោគសាធារណៈ

គម្រោងវិនិយោគសាធារណៈ ត្រូវបានបែងចែកជា ៩ ប្រភេទ ដូចបង្ហាញក្នុងតារាង ១០.១. ដែលត្រូវដាក់ ឱ្យអនុវត្តដោយអនុក្រឹត្យដោយឡែក ឬ ប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

តារាង ១០.១. លិខិតបទដ្ឋានគតិយុត្តទៅតាមប្រភេទគម្រោងវិនិយោគសាធារណៈ

ល.រ	ប្រភេទគម្រោង	និយមន័យគម្រោង	លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ
១	គម្រោងហិរញ្ញប្បទាន ដោយថវិកាថ្នាក់ជាតិ	គម្រោងដែលរៀបចំ និងអនុវត្តដោយ រដ្ឋបាលថ្នាក់ជាតិ ក្រោមចំណាយ មូលធន (ជំពូក ២១) (ហៅថា គម្រោង វិនិយោគផ្ទាល់) ទៅតាមទំហំ, ប្រភេទ, និងភាពស្មុគស្មាញដូចកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. និង ភាគីពាក់ព័ន្ធ ក្នុងករណីដែលតម្រូវឱ្យ មានប្រកាសអន្តរក្រសួង។	- នីតិវិធីប្រតិបត្តិការនៃការរៀបចំ និង គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ហិរញ្ញប្បទានដោយថវិកាជាតិ (គម្រោង វិនិយោគផ្ទាល់) - នីតិវិធី និងបែបបទនៃការអនុវត្តចំណាយ វិនិយោគសាធារណៈ ហិរញ្ញប្បទានដោយ ថវិកាជាតិ (គម្រោងវិនិយោគផ្ទាល់) - នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្សេងទៀត។

ល.រ	ប្រភេទគម្រោង	និយមន័យគម្រោង	លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ
២	គម្រោងហិរញ្ញប្បទានដោយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ	គម្រោងដែលរៀបចំ និងអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមទំហំ, ប្រភេទ, និងភាពស្មុគស្មាញ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។	- ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិថ្នាក់ក្រោមជាតិ - អនុក្រឹត្យស្តីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៃរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ - នីតិវិធីនៃការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ - ស្តង់ដារប្រតិបត្តិការនៃគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ - នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។
៣	គម្រោងហិរញ្ញប្បទានក្រៅប្រទេស	គម្រោងដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងត្រូវអនុវត្តដោយក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល។	- នីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ - ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ក្នុងព្រះរាជាណាចក្រកម្ពុជា - នីតិវិធីនានាផ្សេងទៀត ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន។
៤	គម្រោងតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (ភ.រ.ជ.)	គម្រោងដែលរៀបចំ និងអនុវត្តដោយមានការចុះកិច្ចសន្យារវាងក្រសួង ស្ថាប័ន, គ្រឹះស្ថានសាធារណៈ, សហគ្រាសសាធារណៈ, និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គភាពជាដៃគូឯកជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។	- ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន, អនុក្រឹត្យ, និងលិខិតបទដ្ឋានពាក់ព័ន្ធ - នីតិវិធីគ្រប់គ្រងប្រតិបត្តិការនៃគម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន - លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
៥	គម្រោងដែលមានប្រភពហិរញ្ញប្បទានចម្រុះ	គម្រោងដែលទទួលបានហិរញ្ញប្បទានដោយទុនវិនិយោគសាធារណៈ ជាមួយនឹងទុនវិនិយោគពីវិស័យឯកជន ដែលក្នុងនោះរាជរដ្ឋាភិបាលប្រើប្រាស់ទុន	ប្រភេទគម្រោង, លក្ខខណ្ឌ, និងនីតិវិធីក្នុងការរៀបចំ និងអនុវត្តគម្រោង ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

ល.រ	ប្រភេទគម្រោង	និយមន័យគម្រោង	លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ
		វិនិយោគសាធារណៈជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញទុនវិនិយោគបន្ថែមពីវិស័យឯកជន។	
៦	គម្រោងហិរញ្ញប្បទានដោយការធ្វើឯកជន-ភារៈបនីយកម្មទ្រព្យសម្បត្តិរដ្ឋ	គម្រោងដែលទទួលបានហិរញ្ញប្បទានពីការធ្វើឯកជនភារៈបនីយកម្មទ្រព្យសម្បត្តិរដ្ឋតាមរយៈការលក់ ជួល ឬដោះដូរទ្រព្យសម្បត្តិរដ្ឋ។	ប្រភេទគម្រោង, លក្ខខណ្ឌ, និងនីតិវិធីក្នុងការរៀបចំ និងអនុវត្តគម្រោង ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
៧	គម្រោងរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, អង្គភាពសាធារណៈប្រហាក់ប្រហែល	គម្រោងដែលរៀបចំ និងអនុវត្តដោយក្រុមប្រឹក្សាភិបាល ដែលជាអង្គការដឹកនាំខ្ពស់បំផុតរបស់គ្រឹះស្ថាន ដោយផ្អែកលើផែនការអភិវឌ្ឍន៍របស់គ្រឹះស្ថានសម្រាប់រយៈពេលមធ្យម និងវែង។	- ផែនការអភិវឌ្ឍន៍របស់គ្រឹះស្ថានសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង - លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាអាស្រ័យទៅតាមប្រភពថវិកា។
៨	គម្រោងហិរញ្ញប្បទានដោយឥណទានពាណិជ្ជកម្ម	គម្រោងដែលទទួលបានហិរញ្ញប្បទានពីការបោះផ្សាយមូលបត្ររដ្ឋ ដែលជាការខ្ចីក្នុងប្រទេសមានលក្ខខណ្ឌជាឥណទានពាណិជ្ជកម្ម។	ប្រភេទគម្រោង, លក្ខខណ្ឌ, និងនីតិវិធីក្នុងការរៀបចំ និងអនុវត្តគម្រោង ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
៩	គម្រោងហិរញ្ញប្បទានដោយថវិកាសប្បុរសជន	គម្រោងដែលទទួលបានហិរញ្ញប្បទានដោយការអង្កេតស្រាវជ្រាវពីសប្បុរសជន។	ប្រភេទគម្រោង, លក្ខខណ្ឌ, និងនីតិវិធីក្នុងការរៀបចំ និងអនុវត្តគម្រោង ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

១០.២. ក្រុមខ័ណ្ឌស្ថាប័ន

១០.២.១. តួនាទី និងភារកិច្ចនៃក្រសួង ស្ថាប័ន

ការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តម្រូវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ក.ស.ហ.វ., ក្រសួងផែនការ, និងគណៈរដ្ឋមន្ត្រី។ ភាគីពាក់ព័ន្ធត្រូវអនុវត្តតួនាទី និងភារកិច្ចជាក់លាក់របស់ខ្លួន ទៅតាមដំណាក់កាលនៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ របស់ប្រភេទគម្រោងនីមួយៗ។ ការបែងចែកតួនាទី និងភារកិច្ចទាំងនេះត្រូវអនុលោមតាមការកំណត់ជាមួយ ដូចខាងក្រោម៖

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាម្ចាស់គម្រោង មានតួនាទី និងភារកិច្ចសំខាន់ៗ ដូចខាងក្រោម៖

- ធ្វើអត្តសញ្ញាណកម្ម និងរៀបចំឯកសារទស្សនាទានគម្រោង
- ធ្វើអាទិភាពនីយកម្មក្នុងស្ថាប័នសាមី
- ធ្វើផែនការនីយកម្មការវិនិយោគសាធារណៈ

- រៀបចំឯកសារស្នើសុំគម្រោង ដោយភ្ជាប់ជាមួយនូវរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរបាយការណ៍វាយតម្លៃការស្នើសុំគម្រោង
- គ្រប់គ្រងការអនុវត្តគម្រោង
- រៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង របាយការណ៍ក្រោយបញ្ចប់ការអនុវត្តគម្រោង និងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត
- ធ្វើរបាយការណ៍មក ក.ស.ហ.វ. ដើម្បីជាមូលដ្ឋានក្នុងការកាត់ត្រាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនៃគម្រោងវិនិយោគសាធារណៈ
- ចែករំលែកជាមួយក្រសួងផែនការ នូវរបាយការណ៍វឌ្ឍនភាពជៀបនឹងគោលដៅនៃការអនុវត្តគម្រោង និងរបាយការណ៍ក្រោយបញ្ចប់ការអនុវត្ត
- បំពេញតួនាទី និងភារកិច្ចផ្សេងទៀត តាមការចាំបាច់។

ក្រសួងផែនការ មានតួនាទី និងភារកិច្ច៖

- សម្របសម្រួលរៀបចំកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ដើម្បីឆ្លើយតបជាមួយនឹងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យ
- ត្រូវចូលរួមតាមដាន និងបូកសរុបវឌ្ឍនភាពការងារនៃការអនុវត្តគម្រោង ដោយផ្អែកតាមរបាយការណ៍វឌ្ឍនភាព ដែល ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាម្ចាស់គម្រោងធ្វើជូន និងវាយតម្លៃលើកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។

ក.ស.ហ.វ. មានតួនាទីត្រួតពិនិត្យ និងតាមដានការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដែលមាន៖

- ពិនិត្យលើតម្លៃ និងហានិភ័យគម្រោង, ផលចំណេញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃគម្រោង, ផលសេដ្ឋកិច្ច និងសង្គម, ផលប៉ះពាល់បរិស្ថាន និងសង្គម, និងយន្តការគ្រប់គ្រង និងអនុវត្តគម្រោង
- កំណត់នូវវិធានការចាំបាច់នានា ដើម្បីកែតម្រូវ និងគ្រប់គ្រងហានិភ័យគម្រោង
- ជ្រើសរើសគម្រោងពីបញ្ជីគម្រោងអាទិភាព ដើម្បីធ្វើថវិកានីយកម្ម, លទ្ធភាពនៃថវិកា, ភាពរួចរាល់នៃការចាប់ផ្តើមអនុវត្ត, និងភាពដែលអាចអនុវត្តបាន
- តាមដាន និងត្រួតពិនិត្យលើការគ្រប់គ្រង និងអនុវត្តគម្រោង និងវាយតម្លៃអនុលោមភាពតាមវិធានគោលការណ៍ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការ
- បង្កើត និងដំណើរការគណៈកម្មការវិនិយោគសាធារណៈ ដែលជាយន្តការបុរេថវិកានីយកម្មវិនិយោគសាធារណៈបំពេញមុខងារជាទ្វារបាល នៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ
- បង្កើតយន្តការគាំទ្រហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព និងការរៀបចំគម្រោងក្នុងគោលបំណងគាំទ្រដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើននូវគុណភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព និងការរៀបចំគម្រោង។ រចនាសម្ព័ន្ធ, តួនាទី, ភារកិច្ច, និងនីតិវិធីនៅក្នុងការគ្រប់គ្រងមូលនិធិដែលពាក់ព័ន្ធ ត្រូវយោងតាមការកំណត់នៃលិខិតបទដ្ឋានគតិយុត្តជាធរមាន
- បង្កើតយន្តការនានា (រួមទាំងគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍) ដើម្បីបំពេញតួនាទី និងភារកិច្ចពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់។

គណៈរដ្ឋមន្ត្រី មានតួនាទីត្រួតពិនិត្យ និងអនុម័តលើកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។

១០.២.២. គណៈកម្មការវិនិយោគសាធារណៈ

គណៈកម្មការវិនិយោគសាធារណៈប្រចាំ ក.ស.ហ.វ. (គ.វ.ស.) ត្រូវបានបង្កើតឡើងដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ក្នុងគោលបំណងផ្សារភ្ជាប់រវាងផែនការវិនិយោគសាធារណៈ ជាមួយនឹងថវិកានីយកម្មវិនិយោគសាធារណៈ ជាពិសេសបញ្ចៀសភាពជាន់គ្នានៃការអនុវត្តគម្រោងវិនិយោគគ្រប់ប្រភពហិរញ្ញប្បទាន។ គ.វ.ស. ត្រូវបំពេញមុខងារចម្បងចំនួន ៣ រួមមាន ១) តួនាទីជាយុទ្ធសាស្ត្រក្នុងការផ្តល់គោលការណ៍រួម, ២) តួនាទីក្នុងការផ្តល់ជាគោលនយោបាយ, និង ៣) តួនាទីក្នុងការពិនិត្យលើការអនុវត្តគោលការណ៍រួមដែលបានដាក់ចេញ នៅតាមប្រភពហិរញ្ញប្បទាន។ គ.វ.ស. មានមុខងារ និងភារកិច្ច ដូចខាងក្រោម៖

- ជាទ្វារបាលនៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន
- ដឹកនាំ សម្របសម្រួល និងពង្រឹងការផ្សារភ្ជាប់រវាងផែនការវិនិយោគសាធារណៈ ជាមួយនឹងថវិកានីយកម្មវិនិយោគសាធារណៈ
- ពិនិត្យ និងយល់ព្រមលើ «គោលការណ៍ណែនាំរួមលម្អិតស្តីពីវដ្តនៃគម្រោងវិនិយោគសាធារណៈ»
- សម្របសម្រួលយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំគម្រោងវិនិយោគសាធារណៈ។
- ពិនិត្យ និងយល់ព្រមលើ «គោលការណ៍ជ្រើសរើសគម្រោងវិនិយោគសាធារណៈ» ដោយឈរលើគោលការណ៍ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, និងលទ្ធភាពហិរញ្ញវត្ថុក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម។
- កំណត់ប្រភពហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- តាមដាន វាយតម្លៃជាមួយលើប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីតម្រង់ទិសការវិនិយោគសាធារណៈ
- ពិនិត្យ និងយល់ព្រមលើការកំណត់លក្ខខណ្ឌវិនិច្ឆ័យ សម្រាប់កំណត់ទំហំ និងភាពសុវត្ថិភាពនៃគម្រោងវិនិយោគសាធារណៈ ដែលត្រូវដាក់ឆ្លង គ.វ.ស.
- ពិនិត្យ និងវាយតម្លៃការស្នើគម្រោងវិនិយោគសាធារណៈ ដោយផ្អែកលើទិដ្ឋភាពពាក់ព័ន្ធនានា និងអាចដាក់ចេញវិធានការជាក់ស្តែងតាមការចាំបាច់ទាក់ទងនឹងការពិនិត្យ និងវាយតម្លៃនោះ រួមទាំងការសម្រេចជ្រើសរើសក្រុមហ៊ុនក្នុងសុលតង់ផងដែរ
- បំពេញភារកិច្ចពាក់ព័ន្ធផ្សេងទៀត។

គ.វ.ស. មានអគ្គនាយកដ្ឋានគោលនយោបាយនៃ ក.ស.ហ.វ. ជាលេខាធិការដ្ឋាន ក្នុងកិច្ចដំណើរការបច្ចេកទេស, រដ្ឋបាល, និងហិរញ្ញវត្ថុ និងរៀបចំបូកសរុបរបាយការណ៍ជូនថ្នាក់ដឹកនាំ ក.ស.ហ.វ.។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ លេខាធិការដ្ឋានប្រើប្រាស់ថវិការដ្ឋ ឬ ប្រភពហិរញ្ញប្បទានស្របច្បាប់ផ្សេងៗទៀត សម្រាប់ទ្រទ្រង់កិច្ចដំណើរការរបស់ខ្លួន។

១០.២.៣. យន្តការគាំទ្រហិរញ្ញវត្ថុ

យន្តការគាំទ្រហិរញ្ញវត្ថុ (Project Development Fund / Facility (PDF)) គឺជាយន្តការគាំទ្រដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងគុណភាពនៃការ

សិក្សាសមិទ្ធិលទ្ធភាពគម្រោងវិនិយោគសាធារណៈ។ នីតិវិធីលម្អិត (SOP) សម្រាប់ PDF រួមមាន ការកំណត់ លក្ខណសម្បត្តិនៃប្រភេទគម្រោងវិនិយោគសាធារណៈដែលអាចទទួលបានការគាំទ្រពី PDF, រចនាសម្ព័ន្ធ និង នីតិវិធីគ្រប់គ្រង, វិហារការងារក្នុងការស្នើ, និងការអនុម័ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១០.២.៤. ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនៃគម្រោងវិនិយោគសាធារណៈ

ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនៃគម្រោងវិនិយោគសាធារណៈ គឺជាប្រព័ន្ធដែលត្រូវកត់ត្រា និងបូកសរុបចំណាយ ព្រមទាំងតាមដានការអនុវត្តគម្រោងវិនិយោគសាធារណៈទាំងអស់ ពីគ្រប់ប្រភពហិរញ្ញប្បទាន។ ក.ស.ហ.វ. មាន ភារកិច្ចបង្កើត និងធ្វើបច្ចុប្បន្នកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនៃគម្រោងវិនិយោគសាធារណៈ។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត គម្រោង របាយការណ៍ក្រោយបញ្ចប់ការអនុវត្តគម្រោង និងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត មក ក.ស.ហ.វ. ដើម្បី ជាមូលដ្ឋានក្នុងការកត់ត្រាទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនេះ ក្នុងគោលដៅពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការវិភាគ និងការប្រើប្រាស់ធនធានសាធារណៈ។

១០.៣. គោលការណ៍ និងលក្ខខណ្ឌគម្រោង

គ្រប់គម្រោងវិនិយោគសាធារណៈទាំងអស់ ត្រូវគោរពតាមគោលការណ៍រួម និងលក្ខខណ្ឌគម្រោងអប្បបរមា ដែលបានចែងនៅក្នុងអនុក្រឹត្យគោលស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ។ បន្ថែមលើគោលការណ៍រួមទាំង នេះ, គោលការណ៍ដោយឡែក អាចត្រូវបានកំណត់ សម្រាប់ប្រភេទគម្រោងវិនិយោគសាធារណៈទៅតាមប្រភព ហិរញ្ញប្បទាននីមួយៗ។

១០.៣.១. គោលការណ៍សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ

ការជ្រើសរើស និងការធ្វើវិភាគនីយកម្មគម្រោងវិនិយោគសាធារណៈ ត្រូវគោរពតាមគោលការណ៍រួម ក្នុង តារាង ១០.២. ខាងក្រោម។

តារាង ១០.២. គោលការណ៍រួមក្នុងការជ្រើសរើសការស្នើគម្រោង និងធ្វើវិភាគនីយកម្ម

គោលការណ៍	បរិយាយ
សនិទានកម្ម	គម្រោងត្រូវតែមានភាពចាំបាច់ចំពោះសេដ្ឋកិច្ច, សង្គម, និងបរិស្ថាន ព្រមទាំងឆ្លើយតបនឹងតម្រូវការ អាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ, ផែនការមេតាមវិស័យ, ផែនការមេតាមភូមិសាស្ត្រ, ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ព្រមទាំង គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត របស់រាជរដ្ឋាភិបាល។
ផលសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	គម្រោងត្រូវតែបង្ហាញអំពីផលចំណេញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រី ក.ស.ហ.វ. ស្តីពី « គោលការណ៍ណែនាំស្តីពីការរៀបចំគម្រោង » ។
ជម្រើសប្រសើរ បំផុត	គម្រោងត្រូវតែមានខុត្តមភាពប្រៀបធៀប និងផលសេដ្ឋកិច្ចនិងសង្គមខ្ពស់ជាងគេ ធៀបនឹងជម្រើស គម្រោងដទៃផ្សេងទៀត។
ភាពអាចទ្រទ្រង់ បាននៃថវិកា	តម្រូវការថវិកាសម្រាប់ចំណាយវិនិយោគ, ប្រតិបត្តិការ, និងថែទាំ ត្រូវស្ថិតនៅក្នុងភាពអាចទ្រទ្រង់ បាននៃថវិកា និងត្រូវបានធ្វើសមាហរណកម្មចូលក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម, ក្របខ័ណ្ឌថវិការយៈពេលមធ្យម, ផែនការយុទ្ធសាស្ត្រថវិកា, និងថវិកាប្រចាំឆ្នាំ។

គោលការណ៍	បរិយាយ
ភាពអាចអនុវត្តបាន	សមាសភាគគម្រោង, អភិក្រម, យន្តការនិងរចនាសម្ព័ន្ធ, ព្រមទាំងសមត្ថភាពស្ថាប័នជាដើម សម្រាប់គ្រប់គ្រង និងអនុវត្តគម្រោង ត្រូវឆ្លើយតបនឹងតម្រូវការ និងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា។
ភាពរួចរាល់សម្រាប់ការចាប់ផ្តើមអនុវត្តគម្រោង	គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងការអនុវត្តគម្រោង, ផែនការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, ផែនការគ្រប់គ្រងហិរញ្ញវត្ថុ, ផែនការលទ្ធកម្មគម្រោង, ព្រមទាំងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ ត្រូវរៀបចំឱ្យបានមុនពេលគម្រោងត្រូវបានអនុម័ត។

បន្ថែមពីគោលការណ៍រួមខាងលើ គោលការណ៍អប្បបរមាដោយឡែក ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ប្រភេទគម្រោងវិនិយោគសាធារណៈមួយចំនួនមានរៀបរាប់ក្នុងតារាង ១០. ៣. ខាងក្រោម។

តារាង ១០. ៣. គោលការណ៍អប្បបរមាដោយឡែកត្រូវអនុវត្តសម្រាប់គម្រោងវិនិយោគសាធារណៈ

ប្រភេទគម្រោង	គោលការណ៍អប្បបរមាដោយឡែកត្រូវអនុវត្ត
គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយឥណទានពាណិជ្ជកម្ម	ត្រូវបានអនុញ្ញាត សម្រាប់តែចំណាយមូលធននៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ហើយត្រូវផ្តល់ផលសង្គម សេដ្ឋកិច្ចលឿន ក្នុងរយៈពេល ៣ ឆ្នាំយ៉ាងយូរ និងមានផលចំណេញសេដ្ឋកិច្ចខ្ពស់តាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. តាមប្រភេទនៃហេដ្ឋារចនាសម្ព័ន្ធ រៀងរាល់ ៥ ឆ្នាំម្តង។
គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ	ចំពោះករណីពិសេសមួយចំនួន ដែលត្រូវអនុវត្តតាមអភិក្រម « ប្រគល់សោរដល់ដៃ » ត្រូវ៖ ១- គោរពតាមគោលការណ៍តម្លៃស្មើគ្នា ទៅនឹងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើឯកជនភាវូបនីយកម្ម។ ២- អនុវត្តតាមរយៈយន្តការ « អគ្គមេបញ្ជាការតែមួយ និងសេនាធិការតែមួយលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ » អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានចម្រុះ	ត្រូវមានភាពទន់ភ្លន់ចំពោះការអនុវត្តគោលការណ៍ផលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានានិងលើកកម្ពស់ភាពទាក់ទាញទុនវិនិយោគបន្ថែមពីវិស័យឯកជន សម្រាប់បំពេញតម្រូវការវិនិយោគសាធារណៈសរុប ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយបរិយាប័ន្ន។

១០. ៣. ២. លក្ខខណ្ឌតម្រូវសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ

ការស្នើគម្រោងវិនិយោគសាធារណៈ ត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- គ្រប់ការស្នើគម្រោងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារទស្សនាទានគម្រោង និង/ឬ របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងវាយតម្លៃគម្រោង លើកលែងតែប្រភេទគម្រោង ដែលមានទំហំតូច សាមញ្ញ និងងាយអនុវត្ត ឬ គម្រោងជួសជុល និងស្តារឡើងវិញបន្ទាន់ ឬ មានវេទយិតភាពផ្នែកសន្តិសុខ និងសង្គមខ្ពស់។


- ចំពោះការស្នើគម្រោង ដែលមានទំហំមធ្យម និងធំ គម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង ឬ ទីប្រជុំជន ត្រូវភ្ជាប់មកជាមួយនូវផែនការនគរូបនីយកម្ម, ផែនការមេតាមវិស័យ, ផែនការមេតាមភូមិសាស្ត្រ, ផែនការរំលោះថ្លៃដើមវិនិយោគ, របាយការណ៍វិភាគផលចំណេញសេដ្ឋកិច្ច, របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម, ផែនការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ព្រមទាំងលក្ខខណ្ឌមួយចំនួនផ្សេងទៀត តាមការចាំបាច់។

លក្ខខណ្ឌវិនិច្ឆ័យសម្រាប់កំណត់ទំហំ និងភាពស្មុគស្មាញនៃគម្រោង ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ។

១០.៤. វដ្តគម្រោងវិនិយោគសាធារណៈ

វដ្តនៃគម្រោងវិនិយោគសាធារណៈរួមមាន ៨ ដំណាក់កាល (ដូចក្រាម ១០.១. ខាងក្រោម) ។ បួនដំណាក់កាលដំបូងនៃវដ្តគម្រោង ចាប់ពីការធ្វើអត្តសញ្ញាណកម្មនិងការរៀបចំការស្នើគម្រោងបឋម រហូតដល់ការជ្រើសរើសការស្នើគម្រោង និងធ្វើថវិកានីយកម្ម ត្រូវអនុវត្តឱ្យស្របតាមដំណាក់កាលរៀបចំថវិកា នៅក្នុងវដ្តថវិកា។ ដំណាក់កាលជ្រើសរើសគម្រោងនិងថវិកានីយកម្ម ត្រូវប្រព្រឹត្តទៅដំណាលគ្នានឹងការរៀបចំ និងអនុវត្តថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បីដំណាក់កាលបន្ទាប់ ចាប់ពីការគ្រប់គ្រងនិងអនុវត្តគម្រោង រហូតដល់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាងសង់ក្រោមគម្រោង ត្រូវស្ថិតនៅក្នុងដំណាក់កាលអនុវត្តថវិកានៃវដ្តថវិកា។ ដំណាក់កាលចុងក្រោយនៃវដ្តគម្រោង នោះគឺការវាយតម្លៃបញ្ចប់គម្រោង ត្រូវស្របគ្នានឹងដំណាក់កាលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកា នៅក្នុងវដ្តថវិកា។ ជាមួយ, ប្រតិទិននិងក្របខ័ណ្ឌការងារ ត្រូវកំណត់ទៅតាមប្រភពហិរញ្ញប្បទាននីមួយៗ និងស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

ដូចក្រាម ១០.១. ដំណាក់កាលនៃវដ្តគម្រោងវិនិយោគសាធារណៈ



ដំណាក់កាលទី១៖ ការធ្វើអត្តសញ្ញាណកម្ម និងការរៀបចំការស្នើគម្រោងបឋម

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់អត្តសញ្ញាណគម្រោង, រៀបចំការស្នើគម្រោង, ឬ ឯកសារទស្សនាទានគម្រោង ដោយអនុលោមតាមគោលនយោបាយជាតិ, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយតាមវិស័យ, ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម, និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ដែលចង្អុលបង្ហាញនូវពិធានចំណាយពាក់ព័ន្ធ។ បន្ទាប់មក, ក្រសួង ស្ថាប័ន

អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើអាទិភាពនីយកម្មការស្នើគម្រោងនៅ កម្រិតផ្ទៃក្នុង ដោយមានការចូលរួមពីក្រុមការងារថវិការបស់ខ្លួន ដើម្បីដាក់បញ្ចូលទៅក្នុងផែនការវិនិយោគ សាធារណៈបីឆ្នាំរំកិល ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រថវិកា ព្រមទាំងត្រូវបញ្ជូនទៅក្រសួងផែនការ សម្រាប់ ដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ត្រូវ ដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត ក្នុងខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីឱ្យកម្មវិធីវិនិយោគសាធារណៈនេះ ក្លាយជាធាតុចូលដ៏សំខាន់ក្នុងវដ្តថវិកា ដោយផ្តល់មូលដ្ឋានប៉ាន់ស្មានតម្រូវការធនធានវិនិយោគរយៈពេលមធ្យម សម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម និងសេចក្តីព្រាង ច្បាប់ហិរញ្ញវត្ថុឆ្នាំនីមួយៗ។

នៅក្នុងដំណាក់កាលនេះ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់ឱ្យបានច្បាស់លាស់អំពីប្រភេទ, ទំហំ, និងភាពស្មុគស្មាញនៃគម្រោងដែលដាក់ស្នើ។ លក្ខខណ្ឌនៃ ប្រភេទ, ទំហំ, និងភាពស្មុគស្មាញនៃគម្រោង ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ សម្រាប់ការ កំណត់អត្តសញ្ញាណកម្ម និងរៀបចំការស្នើគម្រោង ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវអនុលោមទៅតាមនីតិវិធីលម្អិត ដែលត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់គម្រោងវិនិយោគតាម ប្រភេទនីមួយៗ ដូចមាននៅក្នុងតារាង ១០.១. ខាងលើ។

ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ក្រសួងផែនការ ត្រូវរៀបចំកម្មវិធីវិនិយោគសាធារណៈដែលគ្រប ដណ្តប់គម្រោងវិនិយោគសាធារណៈពីគ្រប់ប្រភពហិរញ្ញប្បទាន រួមមាន គម្រោងហិរញ្ញប្បទានដោយថវិកាជាតិ, គម្រោងហិរញ្ញប្បទានក្រៅប្រទេស, គម្រោងតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, គម្រោងដោយប្រភព ហិរញ្ញប្បទានចម្រុះ, គម្រោងហិរញ្ញប្បទានដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ, គម្រោងរបស់សហ- គ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពសាធារណៈប្រហាក់ប្រហែលដទៃទៀត, និងគម្រោង ដោយឥណទានពាណិជ្ជកម្ម។

ដំណាក់កាលទី២៖ ការសិក្សាសមិទ្ធិលទ្ធភាព និងការវាយតម្លៃការស្នើគម្រោង

ប្រភេទគម្រោងដែលត្រូវឱ្យធ្វើការសិក្សាសមិទ្ធិលទ្ធភាព ត្រូវអនុលោមតាមការកំណត់ក្នុងប្រកាសរបស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការ សិក្សាសមិទ្ធិលទ្ធភាព និងវាយតម្លៃការស្នើគម្រោង បន្ថែមលើអ្វីដែលបានអនុវត្តក្នុងដំណាក់កាលទី១។ ការសិក្សា សមិទ្ធិលទ្ធភាព ត្រូវផ្តោតលើ៖ បច្ចេកទេស, តម្លៃ, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ច្បាប់, ហានិភ័យ, ហេតុប៉ះពាល់សង្គម និងបរិស្ថាន, យន្តការគ្រប់គ្រង និងអនុវត្តគម្រោងជាដើម។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគោរពតាមគោលការណ៍ណែនាំដែលមានជាធរមាន សម្រាប់គម្រោងវិនិយោគ តាមប្រភេទនីមួយៗ។

បន្ទាប់ពីការសិក្សាសមិទ្ធិលទ្ធភាព ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវធ្វើការវាយតម្លៃលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងនៅកម្រិតផ្ទៃក្នុង ដើម្បីសម្រេចរៀបចំ ការស្នើគម្រោងដែលមានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ មុននឹងដាក់ជូន ក.ស.ហ.វ. សម្រាប់ធ្វើការពិនិត្យ វាយតម្លៃ ជ្រើសរើស និងថវិកានីយកម្មគម្រោង។

ដំណាក់កាលទី៣៖ ការពិនិត្យ និងវាយតម្លៃលើការស្នើគម្រោង

ដំណាក់កាលនេះ គឺជាការសម្រាំងជ្រើសរើសការស្នើគម្រោង មុននឹងឈានដល់ការផ្តល់ហិរញ្ញប្បទានដោយប្រើប្រាស់យន្តការនៃគណៈកម្មការវិនិយោគសាធារណៈប្រចាំ ក.ស.ហ.វ. (គ.វ.ស.)។ ក្រោយពីទទួលបានការស្នើគម្រោងដែលបានរៀបចំ និងដាក់ជូនដោយក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ក.ស.ហ.វ. ត្រូវពិនិត្យផ្ទៀងផ្ទាត់ការវាយតម្លៃការស្នើគម្រោងទាំងនោះឡើងវិញ។

ការស្នើគម្រោងដែលដាក់ជូន ក.ស.ហ.វ. ត្រូវតែជាការស្នើគម្រោងដែលស្ថិតនៅក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល និងគម្រោងផ្សេងៗទៀត ដែលទទួលបានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។ បន្ទាប់មក, ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបញ្ចូលគម្រោងវិនិយោគទាំងអស់ នៅក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិលរបស់ខ្លួន នៅឆ្នាំបន្ទាប់។ ក្នុងការពិនិត្យ និងវាយតម្លៃលើការស្នើគម្រោង ភាគីពាក់ព័ន្ធត្រូវគោរពតាមគោលការណ៍ណែនាំលម្អិតដែលមានជាធរមាន សម្រាប់គម្រោងវិនិយោគតាមប្រភេទនីមួយៗ។

ក្នុងករណីគម្រោងមានភាពស្មុគស្មាញខ្លាំងខាងផ្នែកបច្ចេកទេស, ក.ស.ហ.វ. អាចកំណត់ឱ្យស្ថាប័នមានសមត្ថកិច្ចផ្សេងដាច់ពីម្ចាស់ស្នើគម្រោង ឬ ក្រុមហ៊ុនឯកជន ចូលរួមសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោង ឬ ជាអ្នកពិនិត្យ និងវាយតម្លៃបាយការណ៍វាយតម្លៃការស្នើគម្រោង ឬ ជាអ្នកត្រួតពិនិត្យ និងប្រឹក្សាគម្រោងតែម្តង។

ដំណាក់កាលទី៤៖ ការជ្រើសរើសការស្នើគម្រោង និងធ្វើថវិកានិយកម្ម

ការជ្រើសរើសការស្នើគម្រោង និងធ្វើថវិកានិយកម្មគម្រោង ជាដំណាក់កាលដែល ក.ស.ហ.វ. ត្រូវធ្វើការពិនិត្យសម្រេច និងជ្រើសរើសគម្រោង ចេញពីបញ្ជីគម្រោងអាទិភាព ដែលបានឆ្លងកាត់ដំណាក់កាលទី៣ ដើម្បីកំណត់ប្រភពហិរញ្ញប្បទាន និងធ្វើថវិកានិយកម្ម។ ការជ្រើសរើស និងការធ្វើថវិកានិយកម្មគម្រោងវិនិយោគសាធារណៈ ត្រូវគោរពតាមគោលការណ៍រួមដូចក្នុងតារាង ១០.៣. ខាងលើ។ សម្រាប់យន្តការ, នីតិវិធី, និងវិធីសាស្ត្រលម្អិតនៅក្នុងការជ្រើសរើសការស្នើគម្រោង និងធ្វើថវិកានិយកម្ម ត្រូវយោងទៅតាមគោលការណ៍ណែនាំជាធរមានសម្រាប់ប្រភេទគម្រោងវិនិយោគនីមួយៗ។

នៅក្នុងការរៀបចំ និងអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយនៃថវិកា និងការផ្សារភ្ជាប់រវាងថវិកាចរន្ត និងថវិកាមូលធន, ក.ស.ហ.វ. ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវអនុវត្តដូចខាងក្រោម៖

- មានតែគម្រោងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខណៈវិនិច្ឆ័យ និងវិធានជាធរមានប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសចេញពីបញ្ជីគម្រោងអាទិភាព សម្រាប់ការធ្វើថវិកានិយកម្ម
- នៅក្នុងដំណាក់កាលចរចាថវិកា ត្រូវយកចិត្តទុកដាក់ទៅលើការដាក់បញ្ចូល និងការធ្វើសមាហរណកម្មរវាងថវិកាចរន្ត និងថវិកាមូលធន ដោយផ្សារភ្ជាប់ទៅតាមកម្មវិធី
- ត្រូវភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ នូវតារាងសង្ខេបអំពីបញ្ជីគម្រោងវិនិយោគសាធារណៈដែលត្រូវបានជ្រើសរើស សម្រាប់ការធ្វើថវិកានិយកម្ម។ ប្រភេទ និងកម្រិតលម្អិតនៃព័ត៌មានដែលត្រូវដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវអនុវត្តតាមការណែនាំជាធរមាន។

ដំណាក់កាលទី៥៖ ការគ្រប់គ្រង និងអនុវត្តគម្រោង

ការគ្រប់គ្រង និងអនុវត្តគម្រោង ត្រូវយោងតាមបរិបទចំណាយរួមមាន ការធានាចំណាយ, កិច្ចលទ្ធកម្ម, ការអនុវត្តកិច្ចសន្យា, និងការទូទាត់។ សម្រាប់គម្រោងវិនិយោគដែលមានទំហំមធ្យម ឬ ធំ ត្រូវអនុវត្តក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិកាបុគ្គលិក។ ជានីតិវិធីលម្អិតសម្រាប់ជំហាននីមួយៗ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ, វិធានបទដ្ឋានបច្ចេកទេស, និងលក្ខខណ្ឌនៃកិច្ចសន្យា សម្រាប់គម្រោងតាមប្រភេទនីមួយៗ។

ដំណាក់កាលទី៦៖ ការកែសម្រួលគម្រោង

ជាគោលការណ៍ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាម្ចាស់គម្រោង អាចស្នើសុំកែសម្រួលគម្រោងមក ក.ស.ហ.វ. ក្នុងករណីចាំបាច់។ លក្ខខណ្ឌ និងនីតិវិធីនៃការកែសម្រួល ត្រូវអនុវត្តតាមគោលការណ៍ណែនាំ, វិធានបទដ្ឋានបច្ចេកទេស, និងលក្ខខណ្ឌនៃកិច្ចសន្យា សម្រាប់គម្រោងតាមប្រភេទនីមួយៗ។

ដំណាក់កាលទី៧៖ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាងសង់ក្រោមគម្រោង

បន្ទាប់ពីការប្រគល់/ទទួល ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទំនិញផ្សេងទៀត ដែលជាលទ្ធផលពីការអនុវត្តគម្រោង ទៅតាមនីតិវិធី និងគោលការណ៍ជាធរមានស្តីពីការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ។

ម្ចាស់គម្រោងមានភារកិច្ចរៀបចំផែនការសកម្មភាពគ្រប់គ្រងថែរក្សាគម្រោងក្នុងថវិកា (ចំណាយចរន្ត) និងយន្តការគ្រប់គ្រង ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៅក្នុងផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងស្នើសុំថវិកាប្រចាំឆ្នាំ ទៅតាមប្រតិទិន និងនីតិវិធីនៃការរៀបចំថវិកា។ សម្រាប់នីតិវិធីលម្អិត ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមស្តង់ដារប្រតិបត្តិការនៃគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេស សម្រាប់គម្រោងផ្លូវថ្នល់ ធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធប្រហាក់ប្រហែល។

ដំណាក់កាលទី៨៖ ការវាយតម្លៃបញ្ចប់គម្រោង

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាម្ចាស់គម្រោង មានភារកិច្ចរៀបចំរបាយការណ៍វាយតម្លៃបញ្ចប់ការអនុវត្តគម្រោង ទៅតាមនីតិវិធីជាក់លាក់ សម្រាប់គម្រោងតាមប្រភេទនីមួយៗ។ របាយការណ៍វាយតម្លៃនេះ គឺជារបាយការណ៍ស្តីពីលទ្ធផលសម្រេចបាន ទាំងលទ្ធផលសម្រេចក្នុងរយៈពេលអនុវត្តគម្រោង ទាំងលទ្ធផលផលចុងក្រោយ ដែលផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗដូចជា ទិដ្ឋភាពបច្ចេកទេស និងការរៀបចំគម្រោង, ការអនុវត្តគម្រោង និងបញ្ហាប្រឈម, ការវាយតម្លៃអំពីសមិទ្ធកម្មនៃការអនុវត្តគម្រោង ដោយរួមទាំងការគូសបញ្ជាក់អំពីចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលកើតឡើងក្នុងអំឡុងពេល និងដំណើរការនៃការអនុវត្តគម្រោង សម្រាប់ជាបទពិសោធក្នុងការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈក្រោយៗទៀត។

១០.៥. កាតព្វកិច្ចរបាយការណ៍

ជាកាតព្វកិច្ចរបាយការណ៍ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាម្ចាស់គម្រោង ត្រូវធ្វើរបាយការណ៍ក្រោយការបញ្ចប់ការអនុវត្តគម្រោង និងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត ជូន

មក ក.ស.ហ.វ. ដើម្បីជាមូលដ្ឋានសម្រាប់កត់ត្រាទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមនៃគម្រោងវិនិយោគសាធារណៈ ក្នុងគោលដៅពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការវិភាជន៍ និងប្រើប្រាស់ធនធានសាធារណៈ។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាម្ចាស់គម្រោង ត្រូវចែករំលែកជាមួយក្រសួងផែនការ នូវរបាយការណ៍ក្រោយបញ្ចប់ការអនុវត្តគម្រោង ដើម្បីតាមដាន និងបូកសរុបវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងក្នុងកម្មវិធីវិនិយោគសាធារណៈ។



ជំពូកទី១១

ការគ្រប់គ្រងបំណុលសាធារណៈ

ជាទិដ្ឋភាពរួម, បំណុលសាធារណៈ គឺជាកាតព្វកិច្ចហិរញ្ញវត្ថុមានរយៈពេលកំណត់ ដែលកើតឡើងដោយសារ តម្រូវការហិរញ្ញប្បទានរបស់រដ្ឋ សម្រាប់ទ្រទ្រង់ចំណាយសាធារណៈចាំបាច់ដូចជា ការអនុវត្តគោលនយោបាយ ពង្រីកសេដ្ឋកិច្ច, ការវិនិយោគសាធារណៈ, និង/ឬ ឱនភាពថវិកាជាតិ។ នៅក្នុងបរិការណ៍កម្ពុជា, បំណុលសាធារណៈ ជាបំណុលរដ្ឋដែលកើតឡើងស្របតាមច្បាប់អនុញ្ញាត ដោយមិនគិតបញ្ចូលបំណុលដែលពុំមានការធានាពីរដ្ឋ។

បំណុលសាធារណៈរួមមាន បំណុលសាធារណៈក្នុងប្រទេស និងបំណុលសាធារណៈក្រៅប្រទេស ដោយរួម បញ្ចូលទាំងបំណុលដែលកើតពីការធានារបស់រដ្ឋផងដែរ។ បំណុលសាធារណៈក្រៅប្រទេស កើតចេញពីការខ្ចីរបស់ រដ្ឋពីប្រភពខាងក្រៅរួមមាន ការខ្ចី, ឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍ និងសញ្ញាបណ្ណរដ្ឋ នៅលើទីផ្សារក្រៅ ប្រទេស។ បំណុលសាធារណៈក្នុងប្រទេសអាចកើតចេញពីការខ្ចីរបស់រដ្ឋពីប្រភពខាងក្នុងប្រទេស និង/ឬ ការបោះ ផ្សាយលក់មូលបត្ររដ្ឋ។ មូលបត្ររដ្ឋ សំដៅដល់បណ្ណ សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែល បញ្ជាក់ពីការទទួលស្គាល់បំណុលដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល រួមមាន (ក) បណ្ណរតនាគារដែល មានឥណ្ឌប្រតិទានតិចជាងមួយឆ្នាំ, (ខ) សញ្ញាបណ្ណរតនាគារដែលមានឥណ្ឌប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ, និង (គ) មូលបត្ររដ្ឋផ្សេងទៀត ដោយមិនរួមបញ្ចូលនូវមូលបត្រដែលបានបោះផ្សាយដោយសហគ្រាសសាធារណៈ ឬ ការសុំខ្ចីផ្សេងៗរបស់រដ្ឋាភិបាល ដែលមិនស្ថិតក្រោមវិសាលភាពនៃច្បាប់ស្តីពីមូលបត្ររដ្ឋ។

គោលដៅសំខាន់នៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា គឺកៀរគរ និងសម្រិតសម្រាំងធនធាន ហិរញ្ញវត្ថុ ដែលមានថ្លៃដើម និងហានិភ័យទាប ដើម្បីបំពេញតម្រូវការទុនវិនិយោគសាធារណៈសរុប ប្រកបដោយ ប្រសិទ្ធភាព និងបន្តរក្សាបាននូវចីរភាពបំណុលសាធារណៈរយៈពេលមធ្យម និងវែង។ ដើម្បីអាចធានាបាននូវ ប្រសិទ្ធភាព, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ ត្រូវរួមមានសមាសធាតុសំខាន់ៗ ដូចជា បទប្បញ្ញត្តិ, គោល- ការណ៍ណែនាំ, គោលនយោបាយ, យុទ្ធសាស្ត្រ, មុខងារ, និងយន្តការគ្រប់គ្រងពាក់ព័ន្ធ។ បន្ថែមលើនេះ, ការ គ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា គឺត្រូវអនុវត្តតាម «គោលការណ៍មជ្ឈការ» ដែលមាននាយករដ្ឋមន្ត្រីជា អគ្គមេបញ្ជាការ និងមាន ក.ស.ហ.វ. តែមួយគត់ ជាសេនាធិការទទួលបន្ទុករួមកិច្ចការគ្រប់គ្រងបំណុលសាធារណៈ។

គោលការណ៍ណែនាំជំពូកនេះផ្តោតលើ៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- គោលការណ៍គ្រឹះនៃការគ្រប់គ្រងបំណុលសាធារណៈ
- កិច្ចដំណើរការនៃការគ្រប់គ្រងបំណុលសាធារណៈ
- តម្លាភាពព័ត៌មានស្តីពីបំណុលសាធារណៈ។

១១.១. ក្របខ័ណ្ឌគតិយុត្ត

ក្របខ័ណ្ឌគតិយុត្តនៃការគ្រប់គ្រងបំណុលសាធារណៈ រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- ច្បាប់ស្តីពីមូលបត្ររដ្ឋ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងបំណុលសាធារណៈ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀតជាធរមាន។

១១.២. ក្របខ័ណ្ឌស្ថាប័ន

ក្នុងអង្គសំខាន់ៗ ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងបំណុលសាធារណៈ រួមមាន៖

១១.២.១. គណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ

គណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលគោលនយោបាយពាក់ព័ន្ធ ដើម្បីធានាឱ្យមានសង្គតិភាពរវាងកិច្ចដំណើរការនៃការគ្រប់គ្រងបំណុលសាធារណៈ និងគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ថវិកា, និងរូបិយវត្ថុ។ គណៈកម្មាធិការនេះ មានរដ្ឋមន្ត្រី ក.ស.ហ.វ. ជាប្រធាន និងមានសមាជិកដទៃទៀតមកពី ក.ស.ហ.វ. និងធនាគារជាតិនៃកម្ពុជា។ គណៈកម្មាធិការនេះ មានតួនាទីសំខាន់ៗ ដូចជា ១) រៀបចំ និងត្រួតពិនិត្យការអនុវត្តចក្ខុវិស័យ និងគោលនយោបាយស្តីពីការគ្រប់គ្រងបំណុលសាធារណៈ, និង ២) ពិនិត្យយល់ព្រមលើយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ មុននឹងដាក់សុំការសម្រេចរបស់នាយករដ្ឋមន្ត្រី។

១១.២.២. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក.ស.ហ.វ. ដោយមានអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ជាសេនាធិការទទួលបន្ទុករួមការងារគ្រប់គ្រងបំណុលសាធារណៈ មានតួនាទីចម្បង ដូចជា ១) រៀបចំ និងចរចាលើរាល់កិច្ចព្រមព្រៀងរបស់រដ្ឋពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានឥតសំណង ការទទួលហិរញ្ញប្បទានឥតសំណង ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត, ២) គ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងសម្របសម្រួលការអនុវត្តគម្រោង/កម្មវិធីហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍, ពីការឱ្យខ្ចីផ្ទាល់, និងពីមូលបត្ររដ្ឋ, ៣) គ្រប់គ្រង និងចូលរួមអភិវឌ្ឍមូលបត្ររដ្ឋ, ៤) សហការជាមួយក្រសួង ស្ថាប័ន ក្នុងការត្រួតពិនិត្យ និងតាមដានលើការអនុវត្តនីតិវិធីចំណាយថវិកាហិរញ្ញប្បទានសហប្រតិបត្តិការ, ៥) អនុវត្តការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការ រួមទាំងមូលនិធិទ្រទ្រង់ថវិកា និងថវិកាបដិភាគ, និង ៦) សហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិជាមួយអង្គភាពពាក់ព័ន្ធ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូពាក់ព័ន្ធនានា។

អគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតនៃ ក.ស.ហ.វ. ត្រូវមានភារកិច្ចសហការជាមួយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ដើម្បីអនុវត្តការងារពាក់ព័ន្ធ ស្របតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង

បំណុលសាធារណៈជាធរមាន។ តាមរយៈនេះ, អគ្គនាយកដ្ឋានរតនាគារជាតិ មានតួនាទីចែករំលែកទិន្នន័យ និង គ្រប់គ្រងសាច់ប្រាក់ ជាពិសេស ពេលទូទាត់សេវាបំណុល និងទទួលបន្ទុកលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងមូល- បត្ររដ្ឋ។ បន្ថែមលើនេះ, អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គនាយកដ្ឋានភាពជាដៃគូ រវាងរដ្ឋនិងឯកជន មានតួនាទីចែករំលែកព័ត៌មាន ឬ ទិន្នន័យពាក់ព័ន្ធក្នុងសមត្ថកិច្ចរៀងៗខ្លួន។

១១.២.៣. ធនាគារជាតិនៃកម្ពុជា

ក្នុងការគ្រប់គ្រងបំណុលសាធារណៈ ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នមានតួនាទីសម្របសម្រួលពាក់ព័ន្ធនឹង ការទូទាត់សេវាបំណុលខ្ចីពីក្រៅ និងជាភ្នាក់ងារទូទាត់បំណុលរដ្ឋជូនរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ, ស្របតាមច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា និងច្បាប់ស្តីពីមូលបត្ររដ្ឋ, ធនាគារជាតិនៃកម្ពុជាមាន ភារកិច្ចអនុវត្តរាល់ការងារបច្ចេកទេស និងប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋ តាមការកំណត់ដោយប្រកាសរបស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបង្កើតនីតិវិធី ដើម្បីបែងចែកឱ្យដាច់ពីគ្នានូវមុខងារ ប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋ និងមុខងារគោលនយោបាយរូបិយវត្ថុ។

១១.២.៤. ស្ថាប័នអនុវត្តគម្រោងវិនិយោគសាធារណៈ

ស្ថាប័នអនុវត្តគម្រោងវិនិយោគសាធារណៈរួមមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហ- គ្រាសសាធារណៈ ដែលជាម្ចាស់គម្រោងទទួលបានហិរញ្ញប្បទានពីកិច្ចព្រមព្រៀងនៃការខ្ចីនានា ដែលស្ថិតក្រោម ក្របខ័ណ្ឌនៃការគ្រប់គ្រងបំណុលសាធារណៈ។ ស្ថាប័នទាំងនេះ ត្រូវចូលរួមអនុវត្តឱ្យបាននូវវិធានការជាយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ ព្រមជាមួយនឹងនីតិវិធីរួមប្រតិបត្តិការនានា ដែលមាននៅក្នុងចំណុច ១១.៤.១. ខាងក្រោម, និងពង្រឹងការគ្រប់គ្រងវិនិយោគសាធារណៈ ទៅតាមបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត ដែលមានជាធរមាន ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស័ក្តិសិទ្ធភាព។

១១.៣. គោលការណ៍គ្រឹះនៃការគ្រប់គ្រងបំណុលសាធារណៈ

១១.៣.១. គោលការណ៍នៃការគ្រប់គ្រងបំណុលសាធារណៈ

ស្ថិតក្រោមលក្ខខណ្ឌ និងកម្រិតកំណត់នៃសិទ្ធិអំណាចដែលបានផ្តល់ក្នុងច្បាប់ហិរញ្ញវត្ថុ និងក្រោមអំណាច របស់នាយករដ្ឋមន្ត្រី មានតែរដ្ឋមន្ត្រី ក.ស.ហ.វ. ម្នាក់គត់ ដែលមានសិទ្ធិក្នុងការខ្ចីប្រាក់ពីគេ ដែលរួមបញ្ចូលនូវការ បោះផ្សាយមូលបត្ររដ្ឋ, ការទទួលហិរញ្ញប្បទានឥតសំណង, ការវិនិយោគលើទ្រព្យសកម្មហិរញ្ញវត្ថុ, ការធានា និង ការសន្យាផ្នែកហិរញ្ញវត្ថុនានា, ការឱ្យប្រាក់គេខ្ចី ទាំងក្នុងនិងក្រៅប្រទេស, រៀបចំកម្មវិធីដោះស្រាយបំណុល ដែល រដ្ឋជំពាក់គេ ឬ បំណុលដែលគេជំពាក់រដ្ឋ, និងផ្តល់ប្រាក់វិញ, ទិញមកវិញ និងទូទាត់សង នូវរាល់មូលបត្រដែល ដល់ ឬ មិនទាន់ដល់ឥណប្រតិទាន។ ក្រៅពីនេះ, គ្មានអ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោតណាមួយ មានសិទ្ធិក្នុងការខ្ចីប្រាក់ពីគេ ឬ ឱ្យប្រាក់គេខ្ចី ឬ ចេញជាលិខិតធានា ឬ ក៏ធ្វើទង្វើ ណាផ្សេងទៀត ដោយផ្ទាល់ ឬ ដោយប្រយោល ដែលនាំឱ្យកើតមាននូវបំណុល ឬ បន្ទុកហិរញ្ញវត្ថុផ្សេងទៀត ដោយ ផ្ទាល់ ឬ ដោយប្រយោល ដល់ប្រទេសជាតិបាននោះទេ។

រដ្ឋមន្ត្រី ក.ស.ហ.វ. អាចធ្វើប្រតិបត្តិការណាមួយដែលនាំឱ្យកើតជាបំណុលសាធារណៈបាន លុះត្រាតែ ធ្វើឡើងស្របតាមគោលការណ៍ និងលក្ខខណ្ឌកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, ច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ, ច្បាប់ស្តីពីមូលបត្ររដ្ឋ, និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ក្នុងទិសដៅធានាប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងបន្តរក្សាស្ថានភាពបំណុលឱ្យនៅមាន «ចីរភាព» និងស្ថិតក្នុង «ហានិភ័យកម្រិតទាប», ក.ស.ហ.វ. ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន ៥ ដូចខាងក្រោម៖

- ១- ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន។
- ២- ខ្ចីឥណទានដែលមានកម្រិតសម្បទាន ឬ លក្ខខណ្ឌអនុគ្រោះខ្ពស់។
- ៣- ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬ ផលិតកម្ម។
- ៤- ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់បំផុត។
- ៥- ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច និងសង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

គោលការណ៍គន្លឹះទាំង ៥ ខាងលើត្រូវមានភាពបត់បែន និងអាចត្រូវធ្វើបច្ចុប្បន្នភាព ស្របតាមបរិបទជាក់ស្តែងនៃការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។

ផ្អែកតាមបទប្បញ្ញត្តិជាធរមាន និងដើម្បីធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ, ក.ស.ហ.វ. ក៏ត្រូវរៀបចំផងដែរនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរៀងរាល់ ៥ ឆ្នាំម្តង ដើម្បីដាក់ជូនគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ពិនិត្យរៀបចំ ព្រម មុននឹងសុំការសម្រេចពីនាយករដ្ឋមន្ត្រី។ ការរៀបចំយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ រួមមានវឌ្ឍនភាព, ហានិភ័យ, បញ្ហាប្រឈម, និងកាលានុវត្តភាព និងដាក់ចេញវិធានការជាយុទ្ធសាស្ត្រសមស្រប។ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ជាឯកសាររស់ ដែលអាចត្រូវធ្វើបច្ចុប្បន្នកម្មតាមការចាំបាច់ស្របតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា និងឧត្តមានុវត្តន៍ជាអន្តរជាតិ។

១១.៣.២. គោលការណ៍នៃការបោះផ្សាយ និងដាក់លក់មូលបត្ររដ្ឋ

ក្នុងគោលបំណងគ្រប់គ្រងវដ្តនៃការបោះផ្សាយមូលបត្ររដ្ឋ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាព ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ ការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម៖

- មានតែរដ្ឋមន្ត្រី ក.ស.ហ.វ. តែមួយគត់ដែលអាចបោះផ្សាយមូលបត្ររដ្ឋ, អាចផ្តល់ប្រាក់វិញ, ទិញមកវិញ និងទូទាត់សង នូវរាល់មូលបត្រដែលដល់ ឬ មិនទាន់ដល់ឥណប្រតិទាន
- ការបោះផ្សាយលក់មូលបត្ររដ្ឋ ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវមុខសញ្ញាចំណាយនៃតម្រូវការហិរញ្ញប្បទានរបស់រដ្ឋ
- ប្រតិបត្តិការទាំងអស់ដែលពាក់ព័ន្ធនឹងការបោះផ្សាយ និងការគ្រប់គ្រងមូលបត្ររដ្ឋ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.

- រាល់ការងារបច្ចេកទេស និងប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋអាចអនុវត្តដោយធនាគារជាតិនៃកម្ពុជា និង/ឬ ទីផ្សារមូលបត្រប្រតិបត្តិ តាមការកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.
- ធនាគារជាតិនៃកម្ពុជាត្រូវបង្កើតនីតិវិធី ដើម្បីបែងចែកឱ្យដាច់ពីគ្នានូវមុខងារប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋ និងមុខងារគោលនយោបាយរូបិយវត្ថុ
- មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយជាប្រចាំថ្ងៃ ឬ ជាប្រចាំសប្តាហ៍
- មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយក្នុងប្រទេស ឬ នៅក្រៅប្រទេស តាមការកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.
- មូលបត្ររដ្ឋដែលត្រូវបានបោះផ្សាយលក់ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលទាំងស្រុង
- ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ ត្រូវកំណត់ចំនួនទឹកប្រាក់សរុបនៃការបោះផ្សាយមូលបត្ររដ្ឋឱ្យបានជាក់លាក់។

រាជរដ្ឋាភិបាល ត្រូវធ្វើការស្នើទៅរដ្ឋសភា ដើម្បីសុំការអនុម័តបោះផ្សាយមូលបត្ររដ្ឋបន្ថែមទៅលើចំនួនទឹកប្រាក់សរុប ដែលរដ្ឋសភាបានអនុម័តរួចហើយ ដោយត្រូវបញ្ជាក់ពីគោលបំណងនៃការបោះផ្សាយមូលបត្ររដ្ឋបន្ថែមនេះ។ ជាមួយគ្នានេះ, ក.ស.ហ.វ. ត្រូវធានាប្រសិទ្ធភាព និងតម្លាភាពនៃការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋ និងត្រូវកំណត់ដោយប្រកាសពាក់ព័ន្ធនូវវិធីសាស្ត្រ និងយន្តការនៃការបោះផ្សាយ និងការដាក់លក់មូលបត្រ, ទម្រង់ និងដំណើរការពាក់ព័ន្ធនឹងការគ្រប់គ្រងមូលបត្ររដ្ឋ, អ្នកចូលរួមដោយផ្ទាល់ និងអ្នកមានសិទ្ធិក្នុងការចូលរួមក្នុងទីផ្សារដំបូង, ការកត់ត្រាអ្នកធ្វើបរិស្ថាន, ការរក្សាទុកមូលបត្ររដ្ឋនៅប្រតិបត្តិករណាមួយ និងការចុះបញ្ជីជួញដូរមូលបត្ររដ្ឋនៅទីផ្សារមូលបត្រប្រតិបត្តិ, និងការទូទាត់ប្រាក់ដើម និងអត្រាគូប៉ុងនៃមូលបត្ររដ្ឋ។

រដ្ឋមន្ត្រី ក.ស.ហ.វ. មានសិទ្ធិប្រើគណនីចរន្តនៃធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងគ្រប់គ្រងមូលបត្ររដ្ឋ។ ជាពិសេស, ចំណូលដែលបានមកពីការបោះផ្សាយមូលបត្ររដ្ឋ ត្រូវបង្វែរចូលគណនីចរន្តសម្រាប់ចំណូលពីការបោះផ្សាយមូលបត្ររដ្ឋ ដែលជាអនុគណនីផ្នែកចំណូលនៃគណនីទោលរតនាគារជាតិហើយចំណូលពីការបោះផ្សាយមូលបត្ររដ្ឋ ត្រូវកំណត់នៅក្នុងខ្ទង់មាតិកាចំណូលថវិការបស់រដ្ឋ។ ចំណាយលើការទូទាត់អត្រាគូប៉ុង និងការទូទាត់ប្រាក់ដើម ឬ ការទិញត្រឡប់មកវិញនៃមូលបត្ររដ្ឋ ត្រូវធ្វើឡើងតាមរយៈគណនីទោលរតនាគារ ដោយត្រូវកំណត់ក្នុងខ្ទង់មាតិកាចំណាយថវិការបស់រដ្ឋ។

១១.៤. កិច្ចដំណើរការនៃការគ្រប់គ្រងបំណុលសាធារណៈ

ក.ស.ហ.វ. ត្រូវចាត់ចែងរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ដែលមានដូចជាការរៀបចំបទប្បញ្ញត្តិធានាពាក់ព័ន្ធនឹងការខ្ចីប្រាក់ពីគេ, ការផ្តល់ឥណទានរបស់រដ្ឋ, ការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋ, ការបោះផ្សាយ និងការដាក់លក់សញ្ញាបណ្ណរដ្ឋនៅទីផ្សារក្រៅប្រទេស, ការធានាកាតព្វកិច្ចបំណុលជាយថាហេតុ, ការទូទាត់សេវាបំណុល, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធបំណុលសាធារណៈឡើងវិញ, ការគ្រប់គ្រងហានិភ័យ, និងប្រតិបត្តិការផ្សេងទៀតដែលចាំបាច់នានា។ ការគ្រប់គ្រងបំណុលសាធារណៈត្រូវរួមបញ្ចូលនូវកិច្ចការសំខាន់ៗ ដូចខាងក្រោម៖

១១.៤.១. ប្រតិបត្តិការគ្រប់គ្រងបំណុលសាធារណៈ

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលសាធារណៈនៅក្នុងគ្រប់ដំណាក់កាល, ប្រតិបត្តិការពាក់ព័ន្ធត្រូវអនុវត្តឡើង ផ្អែកតាមនីតិវិធីរួមប្រតិបត្តិការ ដូចខាងក្រោម៖

- **នីតិវិធីរួមប្រតិបត្តិការសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍៖** ត្រូវប្រើប្រាស់ក្នុងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយមាននីតិវិធីពាក់ព័ន្ធដូចជា ១) នីតិវិធីរួមសម្រាប់ការគ្រប់គ្រងគម្រោង ដែលត្រូវផ្តល់គោលការណ៍ណែនាំក្នុងសកម្មភាពគម្រោងមានដូចជាការកំណត់អត្តសញ្ញាណ, ការរៀបចំសំណើ, ការវាយតម្លៃសំណើ, ការអនុវត្តគម្រោង, ការតាមដាន និងការវាយតម្លៃគម្រោងជាដើម, ២) នីតិវិធីរួមសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុគម្រោង ដែលត្រូវបង្ហាញអំពីគោលនយោបាយ និងនីតិវិធីហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលសំដៅធានាតម្លាភាព និងគណនេយ្យភាពក្នុងចំណាយសាធារណៈ ដែលនឹងអាចធានា និងបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍, និង ៣) នីតិវិធីរួមសម្រាប់ការគ្រប់គ្រងលទ្ធកម្មគម្រោង ដែលត្រូវផ្តល់ពិធានសម្រាប់ការអនុវត្ត និងកំហិតផ្សេងៗក្នុងកិច្ចលទ្ធកម្មរបស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។ បច្ចុប្បន្ន, នីតិវិធីរួមប្រតិបត្តិការនេះ ក៏ត្រូវប្រើប្រាស់ផងដែរ សម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីមូលបត្ររដ្ឋ។
- **នីតិវិធីរួមប្រតិបត្តិការសម្រាប់ការគ្រប់គ្រងបំណុលសាធារណៈ៖** ត្រូវប្រើប្រាស់សម្រាប់បង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងកាត់បន្ថយនូវហានិភ័យនានាតាមរយៈការបែងចែកច្បាស់លាស់អំពីមុខងារទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ។ នីតិវិធីរួមប្រតិបត្តិការនេះ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធសំខាន់ៗនៃការគ្រប់គ្រងបំណុល ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ពាក់ព័ន្ធនឹងការទូទាត់ និងការប្រមូលសេវាបំណុល, ការកាត់ត្រាទិន្នន័យ, ការផ្ទៀងផ្ទាត់, ការរៀបចំរបាយការណ៍, ការវិភាគ, ការរៀបចំយុទ្ធសាស្ត្របំណុល, ការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS), និងការគ្រប់គ្រង និងរក្សាទុកឯកសារ។

ក. ស. ហ. វ. (អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានពាក់ព័ន្ធ) និងស្ថាប័នប្រើប្រាស់បំណុលសាធារណៈ ត្រូវគ្រប់គ្រង និងអនុវត្តនីតិវិធីរួមប្រតិបត្តិការ និងបច្ចុប្បន្នភាពនៃនីតិវិធីនិងឯកសារដូចរៀបរាប់ខាងលើ។

១១.៤.២. ការគ្រប់គ្រង និងតាមដានហានិភ័យបំណុល

ដើម្បីត្រៀមលក្ខណៈបង្ការ និងបញ្ចៀសហានិភ័យបំណុលសាធារណៈ ព្រមទាំងសម្រាលបន្ទុក និងដោះស្រាយបានទាន់ពេលវេលា នៅពេលមានហានិភ័យកើតឡើង, ក. ស. ហ. វ. ត្រូវគ្រប់គ្រង និងតាមដានហានិភ័យបំណុលជាប្រចាំ ដែលកិច្ចការនេះ ត្រូវធ្វើឡើងស្របតាមក្របខ័ណ្ឌរួមស្តីពីការគ្រប់គ្រងហានិភ័យបំណុល

សាធារណៈ។ ការគ្រប់គ្រង និងតាមដានហានិភ័យបំណុល រួមមានកិច្ចការចម្បងចំនួន ៣ គឺ ១) ការកំណត់អត្តសញ្ញាណ, ២) ការវិភាគ, និង ៣) ការដាក់ចេញវិធានការ។

ហានិភ័យត្រូវបានចែកចេញជា ២ ក្រុម គឺ៖

១- **ហានិភ័យចម្បងៗ** រួមមាន ១) ហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ដែលកើតចេញពីការធានានិងវិស័យធនាគារ និងហិរញ្ញវត្ថុ, ២) ហានិភ័យថវិកា និង ៣) ហានិភ័យទីផ្សារ (ហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់)។

២- **ហានិភ័យបន្ទាប់បន្សំ** រួមមាន ១) ហានិភ័យប្រតិបត្តិការ, ២) ហានិភ័យសន្តិសុខភាពក្នុងការទូទាត់សេវាបំណុល, ៣) ហានិភ័យហិរញ្ញប្បទាននៃគម្រោង និង ៤) ហានិភ័យឥណទាន។

បន្ទាប់ពីប្រភេទហានិភ័យបំណុល និងផលប៉ះពាល់ត្រូវបានកំណត់ និងវិភាគគ្រប់ជ្រុងជ្រោយ, រាជរដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានការចំពោះហានិភ័យដែលកើតមាន។

ក. ស. ហ. វ. ត្រូវបន្តពង្រឹងការវិភាគហានិភ័យបំណុលឱ្យបានគ្រប់ជ្រុងជ្រោយ ដោយដាក់បញ្ចូល « ការវិភាគហានិភ័យបំណុល » នៅក្នុងរបាយការណ៍វឌ្ឍនភាពស្តីពីការគ្រប់គ្រងបំណុលសាធារណៈប្រចាំត្រីមាស និងប្រចាំឆ្នាំ។

១១.៤.៣. ការវិភាគចីរភាពបំណុល

ការវិភាគចីរភាពបំណុល ជាការវាស់ស្ទង់អំពីស្ថានភាពបំណុលសាធារណៈ និងសមត្ថភាពទូទាត់បំណុលបច្ចុប្បន្ន និងរយៈពេល ១០ ឆ្នាំទៅមុខ ព្រមទាំងកំណត់ពិធាននៃការខ្ចីសម្រាប់ជាធាតុចូលនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដើម្បីធានាឱ្យបាននូវចីរភាពបំណុលសាធារណៈរយៈពេលមធ្យម និងវែងជាមួយកម្រិតហានិភ័យដែលរាជរដ្ឋាភិបាលអាចទទួលយកបាន។ ការវិភាគចីរភាពបំណុលនេះ ត្រូវប្រើប្រាស់វិធីសាស្ត្រ ស្របទៅតាមបទដ្ឋានបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដោយផ្អែកលើស្ថានភាពបំណុលសាធារណៈជាក់ស្តែងរបស់កម្ពុជា ព្រមទាំងអនុលោមតាមក្របខ័ណ្ឌគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

ដើម្បីធានាបាននូវសង្គតិភាពជាមួយបទដ្ឋានបច្ចេកទេសអន្តរជាតិ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ និងអនុលោមតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា, រាជរដ្ឋាភិបាលសម្រេចកំណត់ពិធាននៃសូចនាករបំណុលគន្លឹះៗចំនួន ៥ សម្រាប់ជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតាមដានចីរភាពបំណុលសាធារណៈ ដូចខាងក្រោម៖

- អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប (រួមបញ្ចូលនូវបំណុលសាធារណៈក្នុងប្រទេស និងបំណុលសាធារណៈក្រៅប្រទេស ដោយរួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស. (PV of total public debt to GDP ratio) ត្រូវស្ថិតក្រោម ៥៥ ភាគរយ
- អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស. (PV of PPG external debt to GDP ratio) ត្រូវស្ថិតក្រោម ៤០ ភាគរយ
- អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្នុងប្រទេស (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស. (PV of PPG domestic debt to GDP ratio) ត្រូវស្ថិតក្រោម ១៥ ភាគរយ
- អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងការនាំចេញ (PV of PPG external debt to exports ratio) ត្រូវស្ថិតក្រោម ១៨០ ភាគរយ

- អនុបាតសេវាបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងការនាំចេញ (PPG external debt service to exports ratio) ត្រូវស្ថិតក្រោម ១៥ ភាគរយ។

ឯកសារស្តីពីការវិភាគចីរភាពបំណុលនេះ គឺជា «ឯកសាររស់» ដែលនឹងត្រូវធ្វើបច្ចុប្បន្នកម្មជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវសង្គតិភាពជាមួយការប្រែប្រួលនៃធាតុចូលសំខាន់ៗ ក្នុងការវិភាគ ដូចជា សូចនាករម៉ាក្រូសេដ្ឋកិច្ច គន្លឹះៗ, តម្រូវការហិរញ្ញប្បទានវិនិយោគសាធារណៈ, និងលក្ខខណ្ឌឥណទាន។ល។ រាល់ប្រតិបត្តិការពាក់ព័ន្ធនឹង ការគ្រប់គ្រងបំណុលសាធារណៈ ត្រូវអនុលោមតាមយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ។ យន្តការ និងវិធីសាស្ត្រ ក្នុងការវិភាគចីរភាពបំណុល និងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១១.៤.៤. កិច្ចបញ្ជាក់ និងរបាយការណ៍ស្តីពីបំណុលសាធារណៈ

កិច្ចបញ្ជាក់បំណុលសាធារណៈ ជាដំណាក់កាលដ៏សំខាន់នៃការគ្រប់គ្រងបំណុលសាធារណៈ មុននឹងឈាន ដល់ដំណាក់កាលផ្សេងទៀតដូចជា ការរៀបចំកម្មវិធីបំណុល, ការផ្តល់សុពលភាពទិន្នន័យ, ការរៀបចំរបាយការណ៍, ការវិភាគនានា, និងការផ្សព្វផ្សាយអំពីស្ថិតិបំណុលសាធារណៈ។ កិច្ចបញ្ជាក់បំណុលសាធារណៈត្រូវធានា ថា បំណុលសាធារណៈត្រូវបានកត់ត្រាត្រឹមត្រូវ និងស្របតាមនីតិវិធីប្រតិបត្តិការសម្រាប់ការគ្រប់គ្រងបំណុល សាធារណៈជាធរមាន។ កិច្ចបញ្ជាក់បំណុលសាធារណៈ ត្រូវគ្របដណ្តប់លើបំណុលសាធារណៈគ្រប់ប្រភព និងអាច ប្រើប្រាស់បានក្នុងការគ្រប់គ្រងទិន្នន័យបំណុលប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងភាពគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគ និងរៀបចំរបាយការណ៍ជូនស្ថាប័នពាក់ព័ន្ធ ព្រមទាំងបោះផ្សាយ និងផ្សព្វផ្សាយ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាបានទៀងទាត់ និងទាន់ពេលវេលា។

កិច្ចបញ្ជាក់បំណុលសាធារណៈ ត្រូវមានដំណាក់កាល ដូចខាងក្រោម៖

- **ការកត់ទិន្នន័យបំណុល** តាមប្រព័ន្ធ DMFAS ត្រូវកត់ត្រា, ត្រួតពិនិត្យ, និងប្រតិបត្តិការ, និងតាម ប្រព័ន្ធទិន្នន័យប្រចាំក្រសួង (In-house Database) សម្រាប់គ្រប់គ្រង និងតាមដានប្រតិបត្តិការ ការងារប្រចាំថ្ងៃ, ផ្តល់ដំណឹងដោយស្វ័យប្រវត្តិ និងធ្វើស្វ័យប្រវត្តិកម្មការងារទូទាត់សេវាបំណុលជូន ឥណទាយក និងការប្រមូលចំណូលសេវាបំណុល។
- **ការរៀងផ្ទាត់ទិន្នន័យ** ត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃ ក.ស.ហ.វ. តាមរយៈក្រុមការងារផ្ទៀងផ្ទាត់ និងគ្រប់គ្រងទិន្នន័យបំណុល (Internal Control Cell) ដែលត្រូវបំពេញការងារ ៣ ដំណាក់កាល រួមមាន កត់ត្រា, ទូទាត់/ប្រមូល, និងវាយការណ៍។
- **ការផលិតរបាយការណ៍ស្ថិតិស្ថានភាពបំណុលសាធារណៈ** អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ ក.ស.ហ.វ. ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំស្ថិតិស្ថានភាពបំណុលសាធារណៈ តាមរយៈការធ្វើកិច្ចបញ្ជីការបស់ខ្លួន ដើម្បីឱ្យ ក.ស.ហ.វ. មានមូលដ្ឋានក្នុងការវិភាគ និងរៀបចំរបាយការណ៍ពាក់ព័ន្ធជូនស្ថាប័នជាតិ (រួមមានប្រមុខរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា) និងចែករំលែក ជាមួយស្ថាប័នអន្តរជាតិនានា និងសាធារណជន ក្នុងករណីចាំបាច់។ ការវាយការណ៍ត្រូវគោរពតាម កាលបរិច្ឆេទមុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមការណែនាំរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ជាមួយ

នេះ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃ ក.ស.ហ.វ. ត្រូវរៀបចំ និង បោះផ្សាយ ដោយទៀងទាត់ប្រចាំត្រីមាស។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធដទៃទៀតក្នុងការផ្តល់ព័ត៌មានចាំបាច់ និងពាក់ព័ន្ធអំពីថវិកាជាតិនៃបំណុលសាធារណៈ ដោយគោរពទៅតាម ប្លង់គណនេយ្យនៃថវិកាជាតិ ដើម្បីបម្រើឱ្យកិច្ចបញ្ជីកា និងគណនេយ្យថវិកាជាតិ និងការរៀបចំច្បាប់ទូទាត់ថវិកា និងត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមមាតិកាគណនីនៃប្លង់គណនេយ្យ សាធារណៈរបស់រាជរដ្ឋាភិបាល សម្រាប់គម្រោង/កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។ វិធាននៃកិច្ចបញ្ជីកា គណនេយ្យ ពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១១.៥. តម្លាភាពព័ត៌មានស្តីពីបំណុលសាធារណៈ

ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងបំណុលសាធារណៈ, ក.ស.ហ.វ. ត្រូវ ផ្សព្វផ្សាយទិន្នន័យបំណុលសាធារណៈ ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព ដូចជាព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ ដែលចេញផ្សាយប្រចាំឆមាសនៅលើគេហទំព័រ ក.ស.ហ.វ.។ រដ្ឋមន្ត្រី ក.ស.ហ.វ. អាចកំណត់ទម្រង់, ខ្លឹមសារនៃ ព័ត៌មានស្តីពីការគ្រប់គ្រងបំណុលសាធារណៈ និងអនុញ្ញាតឱ្យមានការលាតត្រដាងបន្ថែមទៀតទៅតាមការចាំបាច់។ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល អាចធ្វើការផ្សព្វផ្សាយព័ត៌មានដែលមានក្នុងព្រឹត្តិ- បត្រស្ថិតិបំណុល និងពន្យល់ពីការគ្រប់គ្រងបំណុលសាធារណៈ តាមតម្រូវការចាំបាច់នានា ដែលមានមូលដ្ឋាន កសាងចំណេះដឹង និងព័ត៌មានត្រឹមត្រូវអំពីបំណុលសាធារណៈរបស់កម្ពុជា។ ក.ស.ហ.វ. មានភារកិច្ចផ្សព្វផ្សាយ ជាសាធារណៈនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងទម្រង់ និងខ្លឹមសារសង្ខេបនៃយុទ្ធសាស្ត្រ នេះ ដែលត្រូវកំណត់ដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។



ជំពូកទី១២

ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈចែកចេញជា ២ កម្រិត គឺរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលថ្នាក់ក្រោមជាតិចែកចេញជា ៣ ប្រភេទ រួមមាន ១) រាជធានី ខេត្ត, ២) ក្រុង ស្រុក ខណ្ឌ, និង ៣) ឃុំ សង្កាត់។ រាជធានីត្រូវបានបែងចែកជាខណ្ឌ ហើយខណ្ឌចែកចេញជាសង្កាត់។ ខេត្តចែកចេញជាក្រុង និងស្រុក, ខណៈដែលក្រុងត្រូវបានបែងចែកជាសង្កាត់ និងស្រុកត្រូវចែកចេញជាឃុំ និងសង្កាត់។ រដ្ឋបាលរាជធានី ខេត្ត និង ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា»។ ដោយឡែក, ឃុំ សង្កាត់ ត្រូវមានក្រុមប្រឹក្សាមួយហៅថា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវជ្រើសរើសឡើងតាមការបោះឆ្នោតដោយប្រជាពលរដ្ឋនៅ ឃុំ សង្កាត់ ស្របតាមការកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជាអង្គការ តំណាងប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ ដើម្បីបម្រើផលប្រយោជន៍ក្នុងឃុំ សង្កាត់របស់ខ្លួន។ ក្រុមប្រឹក្សាទាំងអស់ មាន អាណត្តិ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។

រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលមានទ្រព្យសម្បត្តិ ធនធានហិរញ្ញវត្ថុ និង ថវិកាផ្ទាល់ខ្លួន។ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ថវិការដ្ឋបាលរាជធានី ខេត្ត ថវិការដ្ឋបាលក្រុង ស្រុក និងថវិការដ្ឋបាលឃុំ ព្រមទាំងថវិការដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន។ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ និងថវិការបស់ខ្លួន ដោយយោងតាមគោលការណ៍ និងនីតិវិធីរួមជាធរមាន ដើម្បីចូលរួមដល់ការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន និងដើម្បីចូលរួមសម្រេចឱ្យបាននូវគោលនយោបាយជាអាទិភាពរបស់ជាតិ។

ជំពូកនេះផ្តោតលើទិដ្ឋភាពជាតន្ត្រីៗនៃការងារគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកាថ្នាក់ក្រោមជាតិ រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- មុខងារ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- គោលការណ៍រួមនៅក្នុងការគ្រប់គ្រងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ
- ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

១២.១. ក្របខ័ណ្ឌគតិយុត្ត

ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ឯការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់។ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍ និងវិធាននានា ដែលមានក្នុងច្បាប់

ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រៅពីច្បាប់គោលទាំងពីរខាងលើនេះ, លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនទៀត ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសម្រាប់រៀបចំ និងអនុវត្តថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

១២.២. ក្របខ័ណ្ឌស្ថាប័ន

១២.២.១. ថ្នាក់ជាតិ

ក្រសួង ស្ថាប័ន ដែលមានតួនាទីក្នុងការគាំទ្រ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) ដោយមានអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ ត្រូវអនុលោមតាមនីតិវិធីជាធរមាន ក្នុងការបំពេញតួនាទីសំខាន់ៗ ដូចខាងក្រោម៖

- កសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- ពិគ្រោះយោបល់ជាមួយអគ្គនាយកដ្ឋាន នៃ ក.ស.ហ.វ. និងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំការផ្ទេរមុខងារ និងធនធាន ព្រមទាំងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់បម្រើដល់ការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
- ចូលរួមជាមួយអគ្គនាយកដ្ឋាន នៃ ក.ស.ហ.វ. ក្នុងការរៀបចំសាវតរណ៍នាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការរៀបចំថវិកា និងការអនុវត្តថវិកា
- រៀបចំសាវតរណ៍នាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការរៀបចំថវិកាប្រចាំឆ្នាំ និងការអនុវត្តថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- សម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- រួមចំណែកក្នុងការរៀបចំចំណូលពីប្រភពនានា
- កសាងសមត្ថភាព និងផ្តល់ការបណ្តុះបណ្តាល និងគាំទ្រដល់ការរៀបចំ ការអនុម័ត និងការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ត្រួតពិនិត្យ និងតាមដានការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- តាមដានរំហូរធនធានទៅក្នុងមូលនិធិនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានមកពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជន
- សម្របសម្រួលជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្នុងការរៀបចំ អនុម័ត និងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ.។

ក្រសួងមហាផ្ទៃ ត្រូវអនុលោមតាមនីតិវិធីជាធរមាន ក្នុងការបំពេញតួនាទីសំខាន់ៗលើការងារគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖

- សហការគាំទ្រដល់ដំណើរការនៃការតែងតាំងប្រធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- សហការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងការអនុវត្តគម្រោងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- សហការគាំទ្រ និងតាមដានដំណើរការនៃការផ្ទេរធនធានថវិកាឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំគម្រោងប្រភពធនធាន និងមូលនិធិពីដៃគូអភិវឌ្ឍន៍ដើម្បីគាំទ្រ និងអនុវត្តនូវកម្មវិធី និងគម្រោងនានាសម្រាប់គាំទ្រដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- សហការគាំទ្រ និងការតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រសួង ស្ថាប័នពាក់ព័ន្ធ មានតួនាទីចូលរួម និងសម្របសម្រួលការងារសំខាន់ៗជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈមន្ទីរជំនាញរាជធានី ខេត្ត ក្រោមឱវាទរបស់ខ្លួន។ បន្ថែមលើនេះទៀត, នៅក្នុងការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័ន (រួមជាមួយនឹងមន្ទីរជំនាញក្រោមឱវាទ) ត្រូវបំពេញមុខងារ ដូចខាងក្រោម៖

- រៀបចំសៀវភៅណែនាំបច្ចេកទេស ឬ លិខិតបទដ្ឋានគតិយុត្តនានា សម្រាប់ការអនុវត្តមុខងារដែលបានផ្ទេរ
- ផ្តល់ការគាំទ្របច្ចេកទេស ការកសាង និងអភិវឌ្ឍន៍សមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារដែលបានផ្ទេរ
- ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនូវមុខងារដែលបានផ្ទេរ។

ក.ស.ហ.វ., ក្រសួងមហាផ្ទៃ, និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបំពេញតួនាទីពាក់ព័ន្ធរបស់ខ្លួន ក្នុងនាមជាសមាជិកដ៏សំខាន់នៃអនុគណៈកម្មាធិការរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។ លើសពីនេះទៀត, ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីសម្របសម្រួលរវាងកម្មវិធីកែទម្រង់សំខាន់ៗ ដែលរួមមាន កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។

១២.២.២. ថ្នាក់ក្រោមជាតិ

នៅថ្នាក់ក្រោមជាតិ តួអង្គពាក់ព័ន្ធសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖

ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយសកល និងអសកលពីប្រជាពលរដ្ឋ ត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាមានតួនាទីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកា ដូចខាងក្រោម៖

- ពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
- ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំដែលដាក់ជូនដោយអភិបាល និងមានសិទ្ធិក្នុងការផ្លាស់ប្តូរថវិកា ក្នុងករណីការផ្លាស់ប្តូរមិនរំលោភច្បាប់ បទបញ្ជា ឬ គោលការណ៍ នៃការរៀបចំថវិកា
- ពិនិត្យ និងអនុម័តការកែសម្រួលថវិកាទៅតាមការស្នើរបស់អភិបាល
- តាមដានត្រួតពិនិត្យការអនុវត្តហិរញ្ញវត្ថុ និងថវិការបស់អភិបាល
- ពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ពិនិត្យ និងអនុម័តការជម្រះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមវិធាន និងបទបញ្ជា ជាធរមាន
- ពិនិត្យ និងអនុម័តកិច្ចសន្យា កិច្ចព្រមព្រៀង ដែលបង្កើតការសន្យាហិរញ្ញវត្ថុ ឬ អត្ថប្រយោជន៍លើសពី ឆ្នាំថវិកាកំពុងអនុវត្ត។

អភិបាលនៃគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ) គឺជាអង្គប្រតិបត្តិផ្ទាល់តាមដីកា និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា និងត្រូវបំពេញនូវភារកិច្ចសំខាន់ៗ ដូចខាងក្រោម៖

- រៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ, ផែនការយុទ្ធសាស្ត្រថវិកា, និងគម្រោងថវិកាប្រចាំឆ្នាំ
- អនុវត្តផែនការសកម្មភាព និងគម្រោងថវិកាប្រចាំឆ្នាំ ដែលក្រុមប្រឹក្សាបានអនុម័ត
- រាយការណ៍ជាទៀងទាត់ជូនក្រុមប្រឹក្សាអំពីការអនុវត្តផែនការសកម្មភាព និងគម្រោងថវិកាប្រចាំឆ្នាំ
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍អនុវត្តចំណូល ចំណាយថវិកាប្រចាំឆ្នាំ និងរបាយការណ៍ផ្សេងទៀតដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័តតាមកាលកំណត់
- រាយការណ៍ជាទៀងទាត់ជូន ក.ស.ហ.វ. អំពីការអនុវត្ត និងស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយពេលដែលរបាយការណ៍នានាបានអនុម័តដោយក្រុមប្រឹក្សារួចហើយ
- គ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា និងថែរក្សាទ្រព្យសម្បត្តិដែលថ្នាក់ជាតិប្រគល់ឱ្យកាន់កាប់នៅក្នុងក្របខ័ណ្ឌច្បាប់ និងបទបញ្ជាជាធរមាន។

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងក្រុង ស្រុក គឺជាអាណាប័កដើមខ្សែនៅក្នុងការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាចផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរទៅឱ្យអភិបាលរងណាម្នាក់ ដើម្បីបំពេញមុខងារជាអាណាប័កផ្ទេរសិទ្ធិ។ ចំពោះខណ្ឌ និងសង្កាត់ចំណុះរាជធានី ត្រូវមានថវិការបស់ខ្លួននៅក្រោមរាជធានី។ អភិបាលខណ្ឌ និងចៅសង្កាត់របស់រាជធានី គឺជាអាណាប័កផ្ទេរសិទ្ធិពីអភិបាលរាជធានីចំពោះថវិការបស់ខ្លួន។ ដោយឡែក, សង្កាត់ចំណុះក្រុង ត្រូវមានថវិការបស់ខ្លួនស្ថិតនៅក្នុងថវិការបស់ក្រុង។ ចៅសង្កាត់របស់ក្រុងជាអាណាប័កផ្ទេរសិទ្ធិពីអភិបាលក្រុងចំពោះថវិការបស់ខ្លួន។

អាណាប័កដើមខ្សែ និងអាណាប័កផ្ទេរសិទ្ធិ ត្រូវតម្កល់គំរូហត្ថលេខាជាផ្លូវការដល់គណនេយ្យករសាធារណៈ។

មេឃុំ ចៅសង្កាត់ (សម្រាប់រដ្ឋបាលឃុំ សង្កាត់) មានតួនាទីក្នុងការរៀបចំ និងផ្សព្វផ្សាយគម្រោងថវិកាឃុំ សង្កាត់មុននឹងដាក់គម្រោងថវិកានេះជូនក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យ និងអនុម័ត។ បន្ទាប់ពីទទួលបានការអនុម័ត ពីក្រុមប្រឹក្សា, មេឃុំ ចៅសង្កាត់ ត្រូវបញ្ជូនគម្រោងថវិកាឃុំ សង្កាត់ទៅអភិបាលរាជធានី ខេត្ត ដើម្បីពិនិត្យ និង ផ្តល់អនុលោមភាព ហើយត្រូវពិនិត្យ និងកែសម្រួលគម្រោងថវិកា តាមការណែនាំរបស់អភិបាលរាជធានី ខេត្ត។

មេឃុំ ចៅសង្កាត់ មានសិទ្ធិសម្រេចឱ្យប្រមូលចំណូល សន្យាចំណាយ បញ្ចូលចំណាយ ដោយផ្អែកលើថវិកា ឃុំ សង្កាត់ដែលបានអនុម័ត ព្រមទាំងត្រូវអនុវត្តការជម្រះបញ្ជី និងការចេញអាណត្តិបើកប្រាក់ឱ្យបានត្រឹមត្រូវ និង ទាន់ពេលវេលា។ លើសពីនេះ, មេឃុំ ចៅសង្កាត់ ត្រូវធានាឱ្យមានការអនុវត្តប្រព័ន្ធគណនេយ្យភាពថវិកាឃុំ សង្កាត់, បង្កើតគណៈកម្មការលទ្ធកម្មឃុំ សង្កាត់, ចាត់ចែងឱ្យមានការរៀបចំរបាយការណ៍ស្តីពីការអនុវត្តថវិកាឃុំ សង្កាត់ ប្រចាំ ខែ ត្រីមាស ឆមាស និងឆ្នាំ ព្រមទាំងពិនិត្យ និងឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុឃុំ សង្កាត់ មុនពេលដាក់ ជូនក្រុមប្រឹក្សាឃុំ សង្កាត់អនុម័ត។

ប្រធានហិរញ្ញវត្ថុ ត្រូវតែងតាំងដោយក្រុមប្រឹក្សា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋមន្ត្រី ក.ស.ហ.វ. តាមការ ស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងត្រូវនៅក្រោមសិទ្ធិអំណាចរបស់អភិបាលនៃគណៈអភិបាល។ ក្នុងការអនុវត្ត ជាក់ស្តែង, នាយកទីចាត់ការហិរញ្ញវត្ថុរាជធានី ខេត្ត ដើរតួនាទីជាប្រធានហិរញ្ញវត្ថុនៅរដ្ឋបាលរាជធានី ខេត្ត, ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក ខណ្ឌ ដើរតួនាទីជាប្រធានហិរញ្ញវត្ថុនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសៀម ដើរតួនាទីជាគណនេយ្យករហិរញ្ញវត្ថុនៅរដ្ឋបាលឃុំ សង្កាត់។

ប្រធានហិរញ្ញវត្ថុ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាអ្នកទទួលខុសត្រូវផ្ទាល់ក្នុងការជួយសម្រេចឱ្យបាននូវ រាល់ភារកិច្ចនានារបស់ក្រុមប្រឹក្សា និងអភិបាលនៃគណៈអភិបាល។ ប្រធានហិរញ្ញវត្ថុ ត្រូវបំពេញការងារដោយ មានការសម្របសម្រួលពីនាយករដ្ឋបាល និងការសហការជាមួយអង្គភាពនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ដើម្បីជួយសម្រាលការងារមន្ត្រីដែលបំពេញការងារគ្រប់គ្រងហិរញ្ញវត្ថុ, រដ្ឋបាលថ្នាក់ក្រោមជាតិ (ជាពិសេស រដ្ឋបាលឃុំ សង្កាត់) អាចជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ដើម្បីបំពេញការងារជំនួយការ សម្រាប់ជួយដល់ការ គ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំ សង្កាត់។ ទោះបីយ៉ាងនេះក្តី, ដើម្បីធានាបានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និង សង្គតិភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ដែលមាន គុណវុឌ្ឍិវិជ្ជាជីវៈតាមមុខតំណែងការងារ ដូចដែលបានចែងក្នុងមាត្រា១៤ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

រតនាគាររាជធានី ខេត្ត ត្រូវបំពេញមុខងារជាគណនេយ្យករសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ត្រូវអនុវត្តភារកិច្ចទាំងឡាយ ដូចខាងក្រោម៖

- ប្រមូល ឬ ទទួលចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ទូទាត់ចំណាយដែលបានចេញអាណត្តិដោយអភិបាល នៃគណៈអភិបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- គ្រប់គ្រង និងបើកផ្តល់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- រៀបចំរបាយការណ៍គណនេយ្យហិរញ្ញវត្ថុតាមការកំណត់
- ថែរក្សាទុកដាក់រាល់ឯកសារ សក្ខីបត្រ និងបញ្ជីគណនេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានរតនាគារ, ប្រធានសាខា ឬ ការិយាល័យពន្ធដារ ដែលមានទីតាំងនៅថ្នាក់ក្រោមជាតិជាអ្នកទទួលប្រតិភូកម្មវិធីមន្ត្រី ក.ស.ហ.វ. ដើម្បីជួយដល់ក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការងារថវិកា។

មន្ត្រីជំនាញរាជធានី ខេត្ត គឺជាអង្គភាពដែលស្ថិតក្រោមឱវាទក្រសួង ស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិ។ មន្ត្រីជំនាញ ត្រូវចូលរួម និងសម្របសម្រួលការងារសំខាន់ៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងយន្តការផ្សេងទៀត ដូចមានកំណត់ក្នុងនីតិវិធីជាធរមាន។

១២.៣. មុខងារ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១២.៣.១. មុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ថវិការបស់ខ្លួន ដើម្បីបំពេញមុខងារសំខាន់ ២ គឺ ១) មុខងារជាកាតព្វកិច្ច និង ២) មុខងារជាជម្រើស។ មុខងារជាកាតព្វកិច្ច ជាមុខងារដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តដោយខានមិនបាន នៅពេលមុខងារនេះត្រូវបានផ្ទេរ ទោះក្នុងលក្ខណៈជាការប្រគល់ក្តី ឬ ជាប្រតិភូកម្មក្តី។ មុខងារជាជម្រើស ជាមុខងារដែលរដ្ឋបាលរាជធានី ខេត្ត អាចជ្រើសរើសមកអនុវត្ត ឬ មិនអនុវត្ត។

ការផ្ទេរមុខងារមាន ២ ប្រភេទ គឺការផ្ទេរមុខងារដោយប្រគល់ និងការផ្ទេរដោយប្រតិភូកម្ម។ ការប្រគល់មុខងារគឺជាការផ្ទេរភាពជាម្ចាស់នៃមុខងារ ការទទួលខុសត្រូវ អំណាច និងឆន្ទានុសិទ្ធិទាំងអស់ដែលចាំបាច់ទៅឱ្យរដ្ឋបាលរាជធានី ខេត្តគ្រប់គ្រង និងអនុវត្តមុខងារនោះឱ្យមានប្រសិទ្ធភាព។ ការធ្វើប្រតិភូកម្មមុខងារ គឺជាការផ្ទេរមុខងារ ការទទួលខុសត្រូវ អំណាច ឆន្ទានុសិទ្ធិ ទៅឱ្យរដ្ឋបាលរាជធានី ខេត្តគ្រប់គ្រង និងអនុវត្តមុខងារក្នុងនាមក្រសួងស្ថាប័ន ប៉ុន្តែភាពជាម្ចាស់លើមុខងារនៅតែជារបស់ក្រសួង ស្ថាប័នសាមីដដែល។

ការអនុវត្តថវិកាកម្មវិធីនៅថ្នាក់ក្រោមជាតិ ជួយពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាព, បង្កើតបន្ទាត់គណនេយ្យភាព រវាងថ្នាក់ដឹកនាំ និងអ្នកប្រតិបត្តិ/អង្គភាពប្រតិបត្តិ/អង្គភាពថវិកា, និងបង្កើតប្រសិទ្ធភាពចំណាយដោយផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម។

១២.៣.២. ចំណូលថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ចំណូលថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន ចំណូលសារពើពន្ធ, ចំណូលមិនមែនសារពើពន្ធ, ចំណូលឧបត្ថម្ភធនពីថវិកាថ្នាក់ជាតិ និងចំណូលផ្សេងៗ ដែលកំណត់ដោយច្បាប់ និងស្របតាមបទប្បញ្ញត្តិជាធរមាន។

នៅក្នុងការគ្រោង ការអនុវត្ត ការរាយការណ៍ ការតាមដាន និងការវាយតម្លៃចំណូល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវមាតិកាថវិកា ទាំងតាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ផ្សេងទៀត ដូចមានចែងក្នុងប្រកាសរបស់ ក.ស.ហ.វ.។

១២.៣.២.១. ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ

ចំណូលសារពើពន្ធ ដែលច្បាប់បានអនុញ្ញាតឱ្យប្រមូលជាគុណប្រយោជន៍នៃថវិការាជធានី ខេត្ត រួមមានពន្ធលើល្បួលចលនទ្រព្យ និងអចលនទ្រព្យ, ពន្ធប្រថាប់ត្រាលើតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់, ពន្ធប្រថាប់ត្រាលើតម្លៃមធ្យោបាយដឹកជញ្ជូន ឬ យានយន្តចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់, ពន្ធប្រថាប់ត្រាលើតម្លៃភាគហ៊ុនចំពោះការផ្ទេរ, ពន្ធប្រថាប់ត្រាលើតម្លៃកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬ សេវា, ពន្ធប្រថាប់ត្រាលើលិខិតមានលក្ខណៈគតិយុត្ត, ពន្ធប៉ាតង់, អាករលើការស្នាក់នៅ, ពន្ធលើដីធ្លីមិនបានប្រើប្រាស់, អាករសម្រាប់

បំភ្លឺសាធារណៈ, ពន្ធលើអចលនទ្រព្យ, ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ និងពន្ធតែមប្រើ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តលើការងារចំណូលសារពើពន្ធផ្សេងទៀត ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

ចំណូលមិនមែនសារពើពន្ធនៅមូលដ្ឋាន រួមមាន ១) ចំណូលដែលបានមកពីការជួលទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កម្រៃសេវា និងចំណូលផ្សេងៗ, ២) ចំណូលបែងចែករវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ (កំណត់ដោយអនុក្រឹត្យ), ៣) អំណោយដែលបានមកពីប្រភពខាងក្នុង និងខាងក្រៅដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ, និង ៤) ចំណូលពីប្រភពផ្សេងៗ ដែលកំណត់ដោយច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំណូលមិនមែនសារពើពន្ធមួយផ្នែកធំ ទទួលបានពីកម្រៃសេវាសាធារណៈ ដែលមានលក្ខណៈជា «សេវារដ្ឋបាល» ផ្តល់ដោយអង្គភាព និងការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ។ ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ក.ស.ហ.វ., ក្រសួងស្ថាប័ន, និងភាគីពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តឯកសារគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

១២.៣.២.២. ចំណូលឧបត្ថម្ភធនពីថវិកាថ្នាក់ជាតិ

ចំណូលឧបត្ថម្ភធនពីថវិកាថ្នាក់ជាតិ រួមមាន ១) ចំណូលចែករំលែក, ២) មូលនិធិផ្ទេរពីថវិកាថ្នាក់ជាតិ, និង ៣) ថ្លៃសេវាបានមកពីការបំពេញមុខងារជាភ្នាក់ងារ ដែលអនុវត្តដោយក្រុមប្រឹក្សាក្នុងនាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។

ចំណូលចែករំលែក គឺជាចំណូលដែលត្រូវចែករំលែករវាងថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ។ ប្រភេទចំណូល និងសមាមាត្របែងចែកត្រូវកំណត់ដោយច្បាប់ ឬ អនុក្រឹត្យ។

មូលនិធិផ្ទេរពីថវិកាថ្នាក់ជាតិ រួមមានមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ និងមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ។ រដ្ឋបាលថ្នាក់ក្រោមជាតិអាចទទួលបានមូលនិធិទាំងពីរប្រភេទជាប្រចាំឆ្នាំ និងត្រូវធ្វើឡើងជាដំណាក់កាល។ សម្រាប់ឆ្នាំនីមួយៗ។ នីតិវិធី និងបែបបទនៃការផ្ទេរមូលនិធិពីថវិកាជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមអនុក្រឹត្យ, ប្រកាស, និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ ជាមូលនិធិដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់ គឺ ១) ដើម្បីគ្រប់គ្រងចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចមួយ ឬ ច្រើន ដែលត្រូវបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមការប្រគល់មុខងារ ឬ ការធ្វើប្រតិភូកម្មមុខងារ, ឬ ២) ដើម្បីបន្ត គ្រប់គ្រង ឬ ចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬ ច្រើនដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត, ឬ ៣) សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬ ច្រើនដែលបានកំណត់។ លក្ខណសម្បត្តិនានានៃមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ មានចែងនៅក្នុងអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលស្តីពីការផ្ទេរមូលនិធិមានភ្ជាប់លក្ខខណ្ឌ។

មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ ជាមូលនិធិដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់ដើម្បី ១) បំពេញភារកិច្ចតាមផ្លូវច្បាប់, ២) បំពេញមុខងារភារកិច្ចក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ, ៣) ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន, និង ៤) ជ្រើសរើស គ្រប់គ្រង ចាត់ចែង និងអនុវត្ត

មុខងារជាជម្រើសនានា។ រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិទទួលបានពីថវិកាជាតិប្រចាំឆ្នាំនូវមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យ និងរូបមន្តប្រកបដោយតម្លាភាព។ លក្ខណសម្បត្តិនានានៃមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ មានចែងនៅក្នុងអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិនីមួយៗ (ដូចជាមូលនិធិឃុំ សង្កាត់, មូលនិធិក្រុង ស្រុក, និងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ហៅកាត់ថា SNIF) ជាដើម)។

ថ្លៃសេវាបានមកពីការបំពេញមុខងារជាភ្នាក់ងារដែលអនុវត្តដោយក្រុមប្រឹក្សាក្នុងនាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិអាចទទួលបាននូវមុខងារជាភ្នាក់ងារក្នុងនាមរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលដោយផ្អែកទៅតាមច្បាប់ និង/ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។ លក្ខណសម្បត្តិនៃថវិកាសម្រាប់ការអនុវត្តមុខងារជាភ្នាក់ងារ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក.ស.ហ.វ., ក្រសួងមហាផ្ទៃ, និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់មុខចំណូលផ្ទាល់ និងការផ្ទេរថវិកាបន្ថែមពីថ្នាក់ជាតិជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលត្រូវដើរតួនាទីសំខាន់នៅក្នុងការផ្តល់សេវាសាធារណៈ។

នៅក្នុងការគ្រប់គ្រងថវិកា ចំណូលទាំងឡាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបែងចែកលម្អិតទៅតាមជំពូក គណនី និងអនុគណនី ស្របតាមខ្លឹមសារចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា។ ក.ស.ហ.វ. និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការកែសម្រួល និង/ឬ បន្ថែមមាតិកាថវិកាថ្មីបើចាំបាច់ ជាពិសេស សម្រាប់មូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ (ដោយបែងចែករវាងការផ្ទេរដោយការប្រគល់ និងការផ្ទេរដោយប្រតិភូកម្ម) និងប្រភេទចំណូលជាក់លាក់ផ្សេងទៀត។

១២. ៣. ៣. ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន ១) ចំណាយប្រតិបត្តិការរដ្ឋបាល, ២) ចំណាយក្នុងការអនុវត្តមុខងារជាភ្នាក់ងារ, ៣) ចំណាយក្នុងការអនុវត្តមុខងារជាជម្រើស, និង ៤) ចំណាយក្នុងការអនុវត្តតួនាទី ភារកិច្ចផ្សេងទៀត ដែលកំណត់ដោយច្បាប់ និង/ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។

នៅក្នុងការគ្រោង ការអនុវត្ត ការរាយការណ៍ ការតាមដាន និងការវាយតម្លៃចំណាយ រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ត្រូវអនុវត្តនូវមាតិកាថវិកា ទាំងតាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ផ្សេងទៀត ដូចមានចែងក្នុងប្រកាសរបស់ ក.ស.ហ.វ។

ការកំណត់កម្រិត និងសមាសធាតុនៃចំណាយប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមក្របខ័ណ្ឌគតិយុត្តជាធរមាន។ ការចំណាយទៅលើមុខងារជាភ្នាក់ងារ និងមុខងារជាជម្រើស ត្រូវមានអនុលោមភាពទៅនឹងនិយមន័យនៃមុខងារទាំងពីរ។

ការគ្រប់គ្រងចំណាយថវិកាទាំងឡាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបែងចែកលម្អិតទៅតាមជំពូកគណនី និងអនុគណនី ស្របតាមខ្លឹមសារចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា។ ក.ស.ហ.វ. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការកែសម្រួល និង/ឬ បន្ថែមមាតិកាថវិកាថ្មីបើចាំបាច់ ដើម្បីកំណត់ឱ្យបានច្បាស់ ជាពិសេស រវាងការចំណាយរដ្ឋបាល និងចំណាយអភិវឌ្ឍន៍ ព្រមទាំងរវាងចំណាយចរន្ត និងចំណាយមូលធនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

១២.៤. គោលការណ៍រួមគ្នាក្នុងការគ្រប់គ្រងវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ថវិការដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ ប្រភេទ ត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍ និងវិធាន ដែលបានបញ្ញត្តក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសម្រាប់ ការរៀបចំ និងអនុវត្តថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ក្របខ័ណ្ឌគតិយុត្តទាំងនេះផ្តល់ ជាគោលការណ៍រួម និងប្រតិទិនសំខាន់ៗក្នុងការគ្រប់គ្រងថវិការដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ ប្រភេទ។

១២.៤.១. គោលការណ៍នៃការគ្រប់គ្រងថវិកា

រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានធនធានហិរញ្ញវត្ថុ និងថវិកាសមស្រប ដើម្បីអនុវត្តរាល់មុខងារភារកិច្ច សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រាល់ការប្រើប្រាស់ និងគ្រប់គ្រងថវិការបស់ ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ របស់ខ្លួន និងចំពោះរាជរដ្ឋាភិបាល ដែលមាន ក.ស.ហ.វ. ជាសេនាធិការ។

គម្រោងថវិការដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំឆ្នាំ ត្រូវបានគ្រោង និងអនុញ្ញាតនូវប្រភពធនធាន និងបន្ទុកទាំងអស់ដោយត្រូវធានាឱ្យបាននូវតុល្យភាពនៃថវិកា។ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិ ទាំងឡាយនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែ មករា ហើយបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ត្រូវរៀបចំ និងអនុម័តដោយមានតុល្យភាពពិតប្រាកដរវាងចំណូល និង ចំណាយតាមទម្រង់ និងចំណាត់ថ្នាក់ថវិកា ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

រដ្ឋបាលថ្នាក់ក្រោមជាតិគ្មានសិទ្ធិក្នុងការខ្ចីប្រាក់ពីគេ ឱ្យប្រាក់គេខ្ចី បោះផ្សាយសញ្ញាបណ្ណ មូលបត្រ ចេញ លិខិតធានា និងធ្វើទង្វើដោយផ្ទាល់ ឬ ដោយប្រយោលដែលអាចនាំឱ្យកើតមាននូវបំណុល ឬ បន្ទុកហិរញ្ញវត្ថុផ្សេង ទៀតដោយផ្ទាល់ ឬ ដោយប្រយោលដល់ព្រះរាជាណាចក្រកម្ពុជាបានទេ។ ចំពោះការទទួលហិរញ្ញប្បទានឥតសំណង, រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានការឯកភាពជាមុនពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រី ក.ស.ហ.វ.។ រដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវរៀបចំ អនុម័ត និងអនុវត្តថវិការដ្ឋបាលខ្លួនដោយស្របតាមគោលការណ៍ ដូចខាងក្រោម៖


- ត្រូវផ្សព្វផ្សាយព័ត៌មានឱ្យបានពេញលេញអំពីការរៀបចំ និងការអនុម័តថវិកា
- រាល់ចំណូល និងចំណាយទាំងអស់ត្រូវតែជាផ្នែកនៃថវិកាឯកភាពតែមួយគត់
- ថវិកាត្រូវបញ្ចូលចំណូល និងចំណាយទាំងអស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ចំណូលត្រូវប្រមូល និងបង្ហាញជាទឹកប្រាក់សរុបដោយគ្មានការកាត់កងចំណាយណាមួយឡើយ
- គ្មានចំណូលណាមួយត្រូវបានកំណត់សម្រាប់ការចំណាយជាក់លាក់ណាមួយឡើយ លើកលែងតែមាន ការអនុញ្ញាតដែលកំណត់ដោយបទប្បញ្ញត្តិដោយឡែក
- សរុបគម្រោងចំណាយត្រូវធានាទាំងស្រុងដោយសរុបគម្រោងចំណូល
- គ្មានចំណូល ឬ ចំណាយណាមួយត្រូវប្រមូល ឬ ប្រើប្រាស់ក្រៅពីខ្ទង់ថវិកាដែលបានអនុម័តឡើយ។

១២.៤.២. វដ្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ ប្រភេទ ត្រូវអនុវត្តដំណាក់កាលទាំង ៣ នៃវដ្តថវិកា គឺ ១) ការរៀបចំ ថវិកា, ២) ការអនុវត្តថវិកា, និង ៣) ការធ្វើរបាយការណ៍ ការតាមដាន និងវាយតម្លៃថវិកា។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ មានគណនេយ្យភាពចំពោះការកំណត់លទ្ធផលនៃការអនុវត្តគោលនយោបាយ នៅក្នុងវិស័យ និងដែនសមត្ថកិច្ច

របស់ខ្លួន និងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណាក់កាលនីមួយៗ, រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តនូវកិច្ចការសំខាន់ៗទៅតាមជំហាន ប្រតិទិន និងវិធីសាស្ត្រជាក់លាក់ ដោយយោងតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ដ្យាក្រាម ១២.១. វដ្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ



១២.៤.២.១. ការរៀបចំថវិកា

ផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំដោយអភិបាលនៃគណៈអភិបាល និងអនុម័តដោយក្រុមប្រឹក្សាទៅតាមនីតិវិធីដែលបានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ថវិការដ្ឋបាលរាជធានី ខេត្ត ត្រូវវិភាជនាមកម្មវិធី និងប្រភេទចំណាយ ចំណែកថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ត្រូវវិភាជនាមកញ្ចប់នៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលជាកម្មវត្ថុនៃការពិនិត្យ និងអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា។

ក្រោយពីច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំត្រូវបានពិនិត្យ និងអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភារួចហើយ កញ្ចប់ថវិកានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបែងចែកទៅតាមក្រុមប្រឹក្សានីមួយៗដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

គម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំជា ៣ ដំណាក់កាលទៅតាមប្រតិទិន ដូចខាងក្រោម៖

ដំណាក់កាលទី១ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំកញ្ចប់ថវិកា

- ក.ស.ហ.វ. ត្រូវចេញសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
- អភិបាលនៃគណៈអភិបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំគម្រោងថវិការបស់ខ្លួនដាក់ជូនក្រុមប្រឹក្សា ដើម្បីពិនិត្យ និងអនុម័ត, និងធ្វើជូនទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបូកសរុបផ្ញើមក ក.ស.ហ.វ.
- គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើគម្រោងថវិកាប្រចាំឆ្នាំមក ក.ស.ហ.វ. (អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ)
- ក.ស.ហ.វ. (អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ) រៀបចំប្រមូលផ្តុំបូកសរុប និងប្រជុំពិភាក្សាគម្រោងថវិកាប្រចាំឆ្នាំ នៅក្នុងខែសីហា

- ក.ស.ហ.វ. (អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ) ត្រូវរៀបចំបូកសរុបគម្រោងថវិកាប្រចាំឆ្នាំ ហើយចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ។

កិច្ចការសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសនៅក្នុងដំណាក់កាលនេះ រួមមាន៖

- ការរៀបចំគម្រោងថវិកាព្រាងបឋមដោយអភិបាលនៃគណៈអភិបាល (សម្រាប់រដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ) និងដោយមេឃុំ ចៅសង្កាត់ (សម្រាប់រដ្ឋបាលឃុំ សង្កាត់)
- ការផ្សព្វផ្សាយជាសាធារណៈនូវគម្រោងថវិកា និងការចូលរួមរបស់ប្រជាពលរដ្ឋ
- ការអនុម័តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្រុមប្រឹក្សាសាមី
- ការពិនិត្យនីត្យានុកូលភាព និងការបញ្ជាក់អនុលោមភាពលើថវិកា
- ការផ្សព្វផ្សាយជាសាធារណៈនូវគម្រោងថវិកាដែលបានអនុម័ត។

នីតិវិធីលម្អិត និងប្រតិទិនជាក់លាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងកញ្ចប់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ ត្រូវយោងតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងយោងតាមសារាចរណែនាំរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ស្តីពីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ដំណាក់កាលទី២ ការអនុម័តថវិកា

ក.ស.ហ.វ. បញ្ជូនគម្រោងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាជំពូកមួយនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច រួចដាក់ជូនរដ្ឋសភានៅសប្តាហ៍ទី៤ នៃខែតុលា ដើម្បីពិនិត្យ និងអនុម័ត និងដាក់ជូនព្រឹទ្ធសភានៅសប្តាហ៍ទី១ នៃខែធ្នូ ដើម្បីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តជាស្ថាពរមុនថ្ងៃទី៣១ ខែធ្នូ។

ប្រសិនបើគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនត្រូវបានអនុម័តមុនថ្ងៃទី០១ ខែមករា នៃឆ្នាំសម្រាប់ការិយបរិច្ឆេទដែលត្រូវអនុវត្តនោះទេ អភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិប្រមូលចំណូលតាមលក្ខខណ្ឌដែលបានអនុម័តដូចឆ្នាំមុន និងធានាចំណាយប្រចាំខែក្នុងកម្រិត ១/១២ នៃថវិកាឆ្នាំមុនជាបណ្តោះអាសន្នរហូតដល់ថវិកាថ្មីត្រូវបានអនុម័ត។

១២.៤.២.២. ការអនុវត្តថវិកា

ដើម្បីបម្រើឱ្យប្រតិបត្តិការចំណូល ចំណាយថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវបើកគណនីប្រាក់បញ្ញើនៅរតនាគារថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ។

ចំណុចសំខាន់ៗនៅក្នុងការអនុវត្តថវិការដ្ឋបាលថ្នាក់ក្រោមជាតិ មានដូចខាងក្រោម៖

- ការអនុវត្តចំណូល រួមទាំងចំណូលសារពើពន្ធ, ចំណូលមិនមែនសារពើពន្ធ, ចំណូលឧបត្ថម្ភធនពីថវិកាជាតិ (ចំណូលឧបត្ថម្ភធន, ចំណូលចែករំលែក, ចំណូលសម្រាប់វិនិយោគសាធារណៈ, និងចំណូលផ្សេងទៀត)
- ការអនុវត្តចំណាយ រួមទាំងចំណាយចរន្ត និងចំណាយមូលធន, ការកែតម្រូវគម្រោងថវិកា, និងការបង្វែរឥណទាន
- ការរៀបចំរបាយការណ៍ចំណូល ចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ។

នីតិវិធីលម្អិតក្នុងការអនុវត្តថវិកា មានភាពខុសគ្នារវាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ ប្រភេទ និងសម្រាប់ប្រភេទចំណូល និងចំណាយនីមួយៗ។ ក្នុងការអនុវត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធត្រូវយោងតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា និងតាមសារាចរណែនាំរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ស្តីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណុចសំខាន់ៗនៃការអនុវត្តចំណូល និងចំណាយមានសង្ខេប ដូចខាងក្រោម៖

ការអនុវត្តចំណូល

- ចំណូលពន្ធដារ៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយមន្ត្រីពន្ធដារលើការប្រមូលចំណូលសារពើពន្ធ ដែលច្បាប់បានអនុញ្ញាតជាគុណប្រយោជន៍នៃថវិការដ្ឋបាលរាជធានី ខេត្ត និងចាត់ឱ្យមានមន្ត្រីទទួលបន្ទុកប្រមូលទិន្នន័យ និងស្ថិតិក្នុងការប្រមូលពន្ធទាំងនេះ
- ចំណូលមិនមែនសារពើពន្ធ (រួមទាំងចំណូលពីសេវាច្រកចេញចូលតែមួយ)៖ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវប្រមូល រួចបង់ចូលគណនីប្រាក់បញ្ញើនៅវត្តមានរាជធានី ខេត្តឱ្យអស់, ទាន់ពេលវេលា, និងត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ការឧបត្ថម្ភធនពីថ្នាក់ជាតិ (រួមទាំងចំណូលចែករំលែក និងចំណូលប្រភេទផ្សេងទៀត)៖ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីមូលនិធិក្រុង ស្រុក, អនុក្រឹត្យស្តីពីមូលនិធិឃុំ សង្កាត់, លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, និងសារាចរណែនាំរបស់ រដ្ឋមន្ត្រី ក.ស.ហ.វ.
- ការឧបត្ថម្ភធនសម្រាប់វិនិយោគសាធារណៈ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់ប្រភេទនៃការឧបត្ថម្ភធននីមួយៗ ដូចជាអនុក្រឹត្យស្តីពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ហៅកាត់ថា SNIF) និងតាមនីតិវិធីលម្អិតស្តីពីការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការអនុវត្តចំណាយ

- ការអនុវត្តចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើតាមដំណាក់កាលនៃខួបចំណាយរួមមាន ការសន្យាចំណាយ, កិច្ចជម្រះបញ្ជី, អាណត្តិកិច្ច, និងការទូទាត់
- ចំណាយចរន្ត រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមនីតិវិធីជាធរមាន សម្រាប់មុខចំណាយតាមប្រភេទខុសៗគ្នារួមមាន ចំណាយបៀវត្ស, រដ្ឋទេយ្យបុរេប្រទាន, ចំណាយចរន្តផ្សេងៗ, ចំណាយមិនបានគ្រោងទុក និងចំណាយមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ
- ចំណាយមូលធន សម្រាប់ចំណាយវិនិយោគ ត្រូវអនុវត្តតាមនីតិវិធីស្តីពីការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ
- កិច្ចការលទ្ធកម្មសាធារណៈ រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ត្រូវអនុលោមតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នីតិវិធីលម្អិតក្នុងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈនៅថ្នាក់ក្រោមជាតិ ត្រូវយោងទៅជំពូកទី៨ ស្តីពីលទ្ធកម្មសាធារណៈ
- ការកែតម្រូវគម្រោងថវិកា, ការបង្វែរឥណទានថវិកា និងអតិរេកថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសារាចរណែនាំរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ។

ក. ស. ហ. វ. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តធ្វើការកែសម្រួលនីតិវិធី និងជំរុញប្រសិទ្ធភាពនៃការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ការអនុវត្តមូលនិធិមានភ្ជាប់លក្ខខណ្ឌ ការកាត់បន្ថយចំណាយ កកស្ទះ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងចំណុចខ្វះខាតផ្សេងទៀត។

ការរៀបចំរបាយការណ៍ចំណូល ចំណាយថវិកា

រៀងរាល់ខែ ត្រីមាស ឆមាស និងដំណាច់ឆ្នាំ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើរបាយការណ៍បូកសរុបការ អនុវត្តចំណូល ចំណាយថវិកា រួចផ្ញើមកក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយតាមទម្រង់ នីតិវិធី និងការិយបរិច្ឆេទដូច បានកំណត់នៅក្នុងសាវចរណែនាំរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍បូកសរុបអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិនីមួយៗប្រចាំត្រីមាស ឆមាស និងឆ្នាំ រួចផ្ញើមកក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយតាមទម្រង់ នីតិវិធី និង ការិយបរិច្ឆេទដូចបានកំណត់នៅក្នុងសាវចរណែនាំប្រចាំឆ្នាំ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើ របាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ការអនុវត្ត FMIS

FMIS ត្រូវដាក់ឱ្យអនុវត្តនៅគ្រប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្ត។

សម្រាប់ការអនុវត្តបច្ចុប្បន្ន ផែនការថវិកាប្រចាំឆ្នាំរបស់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវ ដាក់បញ្ចូលសម្រាប់អនុវត្តក្នុង FMIS។ ការអនុវត្ត FMIS ត្រូវពង្រីក ឯនីតិវិធីអនុវត្តការងារមួយចំនួនត្រូវកែ- សម្រួល រួមមាន៖

- ការអនុវត្តប្រព័ន្ធ FMIS នៅគ្រប់រដ្ឋបាលរាជធានី ខេត្ត
- ការអនុវត្តប្រព័ន្ធឯកសារឌីជីថលសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
- ការដាក់ឱ្យប្រើប្រាស់ចំណាត់ថ្នាក់ថវិកាទាំង ៧ ឱ្យបានពេញលេញ ដោយត្រូវដាក់បញ្ចូលទៅក្នុង FMIS ។

ការងារលម្អិតពាក់ព័ន្ធនឹងការអនុវត្ត FMIS យោងជំពូកទី១៣ ស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

១២.៤.២.៣. ការបិទបញ្ជី ការតាមដាននិងវាយតម្លៃ និងសវនកម្មនិងអធិការកិច្ចហិរញ្ញវត្ថុ

ការបិទបញ្ជី

នៅដំណាច់ឆ្នាំថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវធ្វើការផ្គូផ្គងគណនេយ្យរដ្ឋបាលរបស់ខ្លួនជាមួយ នឹងគណនីគ្រប់គ្រងដោយគណនេយ្យករសាធារណៈរបស់រតនាគាររាជធានី ខេត្ត និងរៀបចំរបាយការណ៍ស្តីពីការ អនុវត្តថវិកា ព្រមទាំងព័ត៌មានចាំបាច់ផ្សេងៗទៀត ដើម្បីដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត និងផ្ញើជូនមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការបូកសរុបជាបាយការណ៍របស់រដ្ឋបាលរាជធានី ខេត្តនីមួយៗ រួចផ្ញើជូនអគ្គនាយក- ដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និងអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីបូកសរុបជា សេចក្តីព្រាងនៃការទូទាត់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ ទូទាត់ថវិកាទូទៅរបស់រដ្ឋ ដែលត្រូវដាក់ទៅសុំការពិនិត្យ និងអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។

សម្រាប់នីតិវិធីលម្អិត រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមសាវចរណែនាំរបស់រដ្ឋមន្ត្រី ក. ស. ហ. វ. ស្តីពី

ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិប្រចាំឆ្នាំ។

ការតាមដាន និងវាយតម្លៃ

ការតាមដានការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្អែកលើរបាយការណ៍ផ្នែកហិរញ្ញវត្ថុ និង របាយការណ៍ផ្នែកលទ្ធផល និងត្រូវយោងទៅតាមក្របខ័ណ្ឌ និងនីតិវិធីកំណត់ដោយ ក.ស.ហ.វ.។

ជំហានបន្ទាប់, ក.ស.ហ.វ ត្រូវរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥។

សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាកម្មវត្ថុសម្រាប់ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និង សវនកម្មរបស់ស្ថាប័នមានសមត្ថកិច្ច។ របាយការណ៍អធិការកិច្ចហិរញ្ញវត្ថុ និងសវនកម្មដែលរួមបញ្ចូលនូវមតិ- យោបល់របស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្សព្វផ្សាយជាសាធារណៈ។

រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំ និងដំណើរការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និង សវនកម្មផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

១២.៥. ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

គម្រោងវិនិយោគសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាប្រភេទមួយក្នុងចំណោមប្រភេទផ្សេងទៀតនៃ គម្រោងវិនិយោគសាធារណៈនៅកម្ពុជា។ គម្រោងប្រភេទនេះ ត្រូវបានកំណត់ខុសពីប្រភេទគម្រោងវិនិយោគ សាធារណៈផ្សេងទៀត ដោយយោងទៅតាមទំហំ ភាពស្មុគស្មាញ និងប្រភពហិរញ្ញប្បទានរបស់គម្រោង។ លក្ខខណ្ឌ វិនិច្ឆ័យសម្រាប់ការកំណត់ទំហំ និងភាពស្មុគស្មាញនៃគម្រោង ត្រូវកំណត់ដោយប្រកាសនៃរដ្ឋមន្ត្រី ក.ស.ហ.វ.។

គម្រោងវិនិយោគសាធារណៈ ត្រូវបានបែងចែកជា ២ ប្រភេទ គឺ៖

- ១- គម្រោងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន៖ ជាគម្រោងដែលបង្កើតបានជាអចលនទ្រព្យ ដែលស្ថិតនៅមួយ កន្លែង ហើយជាទូទៅប្រជាពលរដ្ឋនៅមូលដ្ឋាន អាចប្រើប្រាស់បាន។
- ២- គម្រោងសេវាកម្ម៖ ជាសកម្មភាពមួយ ឬ សំណុំសកម្មភាព ដែលមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញ ទៅមក ដើម្បីសម្រេចបាននូវទិសដៅគម្រោងដូចជា ការអភិវឌ្ឍធនធានមនុស្ស, សកម្មភាពបង្កើន ប្រាក់ចំណូល, ការផ្តល់សម្ភារៈបរិក្ខារ ទំនិញ, ការផ្តល់ពូជ និងការរៀបចំសហគមន៍ជាដើម។ ទន្ទឹមនេះ, គម្រោងវិនិយោគសាធារណៈ ត្រូវបានបញ្ចូលក្នុងផ្នែកធំៗចំនួន ៤ រួមមាន ១) ផ្នែកសេដ្ឋកិច្ច, ២) ផ្នែក សង្គមកិច្ច, ៣) ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និង ៤) ផ្នែក រដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព ទៅតាមដំណាក់កាលនៃវដ្តគម្រោង សំដៅរួមចំណែកដល់ការអភិវឌ្ឍ មូលដ្ឋាន និងការសម្រេចបាននូវគោលនយោបាយជាអាទិភាពរបស់ជាតិ។ ការងារនេះត្រូវចូលរួមចំណែកដល់ការ ពង្រឹងប្រសិទ្ធភាពនៃការរៀបចំ និងធ្វើសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំវិកលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី

ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាធានី ខេត្ត និងការពង្រឹងយន្តការសម្របសម្រួលរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគោរពតាមគោលការណ៍សំខាន់ៗ ក្នុងការងារផែនការ និងការគ្រប់គ្រងវិនិយោគសាធារណៈ។ គោលការណ៍នៃប្រព័ន្ធរៀបចំផែនការរដ្ឋបាលថ្នាក់ ក្រោមជាតិរួមមាន ម្ចាស់ការនៅតាមមូលដ្ឋាន, អភិបាលកិច្ច, ការឆ្លើយតប, និងប្រភេទផែនការតាមប្រភេទរដ្ឋបាល នីមួយៗ។ លើសពីនេះ, គោលការណ៍ក្នុងការគ្រប់គ្រងវិនិយោគសាធារណៈ ត្រូវប្រកាន់យកតាមគោលការណ៍ សំខាន់ៗចំនួន ៦ សម្រាប់ជ្រើសរើស និងធ្វើថវិកានិយកម្មគម្រោងវិនិយោគសាធារណៈ រួមមាន៖

- ១- **គោលការណ៍សនិទានកម្ម**៖ គម្រោងត្រូវឆ្លើយតបនឹងតម្រូវការអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
- ២- **គោលការណ៍ផលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**៖ គម្រោងត្រូវតែបង្ហាញអំពីផលចំណេញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងសេចក្តីណែនាំជាធរមាន។
- ៣- **គោលការណ៍ជម្រើសប្រសើរបំផុត**៖ គម្រោងត្រូវតែមានឧត្តមភាពប្រៀបធៀប និងផលសេដ្ឋកិច្ច និងសង្គមខ្ពស់ជាងគេ ធៀបនឹងជម្រើសគម្រោងដទៃទៀត។
- ៤- **គោលការណ៍ភាពអាចទ្រទ្រង់បាននៃថវិកា**៖ តម្រូវការថវិកា សម្រាប់ចំណាយវិនិយោគប្រតិបត្តិការ និងថែទាំ ត្រូវស្ថិតនៅក្នុងភាពអាចទ្រទ្រង់បាននៃថវិកា និងត្រូវធ្វើសមាហរណកម្មចូលក្នុងក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម, ក្របខ័ណ្ឌថវិការយៈពេលមធ្យម, ផែនការយុទ្ធសាស្ត្រថវិកា, និងថវិកាប្រចាំឆ្នាំ។
- ៥- **គោលការណ៍ភាពអាចអនុវត្តបាន**៖ សមាសភាគគម្រោង អភិក្រម យន្តការ និងរចនាសម្ព័ន្ធ ព្រមទាំងសមត្ថភាពស្ថាប័ន ជាដើម សម្រាប់គ្រប់គ្រង និងអនុវត្តគម្រោង ត្រូវឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
- ៦- **គោលការណ៍ភាពរួចរាល់សម្រាប់ការចាប់ផ្តើមអនុវត្តគម្រោង**៖ គោលការណ៍ណែនាំ និងផែនការសំខាន់ៗ ដែលទាក់ទងដល់ការគ្រប់គ្រងការអនុវត្តគម្រោង រៀបចំឱ្យបានមុនពេលគម្រោងត្រូវបានអនុម័ត។

ខ្លឹមសារលម្អិតយោងទៅជំពូកទី១០ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ។

ទន្ទឹមនេះ, ការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើឡើងជា ៨ ដំណាក់កាលនៃវដ្តគម្រោងគឺ ១)ការធ្វើអត្តសញ្ញាណកម្ម, ២) ការរៀបចំគម្រោងអាទិភាព, ៣) ការត្រួតពិនិត្យអនុលោមភាព និងសមាហរណកម្ម, ៤) ការជ្រើសរើសការស្នើគម្រោង និងថវិកានិយកម្ម, ៥) ការរៀបចំឯកសារគម្រោង និងអនុវត្តគម្រោង, ៦) ការកែសម្រួលគម្រោង, ៧) ការចុះបញ្ជី និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, និង ៨) ការវាយតម្លៃបញ្ចប់ការអនុវត្តគម្រោង។

សម្រាប់នីតិវិធីលម្អិត រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាធរមានជាពិសេស គោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិការនៃការរៀបចំ និងការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព ទៅតាម ដំណាក់កាលនៃវដ្តគម្រោង សំដៅរួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋាន និងការសម្រេចបាននូវគោលនយោបាយ ជាអាទិភាពរបស់ជាតិ។

១២.៦. ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនិមួយៗមានលទ្ធភាពអនុវត្តមុខងារភារកិច្ចរបស់ខ្លួន ចាំបាច់ត្រូវផ្តល់ លទ្ធភាពឱ្យក្រុមប្រឹក្សាទទួលបាននូវទ្រព្យសម្បត្តិចាំបាច់នានា ដែលហៅថា ទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ។ ទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាទ្រព្យសម្បត្តិ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោម ជាតិ និងទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិរកបានដោយខ្លួនឯង។

ទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានផ្ទេរប្រគល់ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាទ្រព្យសម្បត្តិរដ្ឋដែលរដ្ឋបាល ថ្នាក់ក្រោមជាតិអាចគ្រប់គ្រង ប្រើប្រាស់ និងទាញយកផលចំណូលពីទ្រព្យសម្បត្តិទាំងនោះ។ ទ្រព្យសម្បត្តិរដ្ឋដែល រដ្ឋបាលថ្នាក់ក្រោមជាតិរកបានដោយខ្លួនឯង ជាកម្មសិទ្ធិផ្ទាល់ដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិស្វ័យសម្រេច ក្នុងការគ្រប់គ្រង និងប្រើប្រាស់ ដើម្បីទាញយកផលចំណូលពីទ្រព្យសម្បត្តិទាំងនោះ នៅក្នុងក្របខ័ណ្ឌដែលត្រូវ កំណត់ដោយច្បាប់ និង/ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ខ្លឹមសារលម្អិតយោងទៅជំពូកទី៩ ស្តីពីការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ។

ក្នុងការគ្រប់គ្រង ប្រើប្រាស់ និងទាញយកផលចំណូលពីទ្រព្យសម្បត្តិរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ÷

- ត្រូវថែរក្សាការពារទ្រព្យសម្បត្តិដែលរដ្ឋប្រគល់ឱ្យ ហើយត្រូវគ្រប់គ្រងឱ្យមានប្រសិទ្ធភាព
- គ្មានសិទ្ធិលក់ដូរ ឬ ផ្ទេរកម្មសិទ្ធិ ឬ ផ្ទេរការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះដោយគ្មានការយល់ព្រម ជាមុនពីរដ្ឋមន្ត្រី ក.ស.ហ.វ. បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡើយ
- ត្រួតពិនិត្យ គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ ក្រោមជាតិរកបានដោយខ្លួនឯង ផ្អែកតាមច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ
- ត្រូវរៀបចំគម្រោងថែទាំទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបញ្ចូលទៅក្នុងគម្រោងថវិកា ប្រចាំឆ្នាំ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះ
- ត្រូវរៀបចំបញ្ជីសារពើភណ្ឌនៃទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរបស់ខ្លួន និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ ឆ្នាំ
- មានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ធ្វើការសម្រប- សម្រួលឱ្យមានការផ្ទេរទ្រព្យសម្បត្តិ ស្របពេលជាមួយនឹងការពិនិត្យមើលឡើងវិញនូវការទទួលខុសត្រូវ តាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងត្រូវធ្វើឡើងតាមរបៀបដែលមានផែនការ មានវិចារណភាព មានការពិគ្រោះយោបល់ និងមានតម្លាភាព។

ក. ស. ហ. វ. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំនីតិវិធីឱ្យបានច្បាស់លាស់ សម្រាប់ការផ្ទេរ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវភ្ជាប់ជាមួយនឹងការផ្ទេរមុខងារ។ រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តនូវវិធានការផ្សេងទៀត ទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមទាំងចំណូលដែលទទួលបានពីទ្រព្យសម្បត្តិនោះផងដែរ។



ជំពូកទី១៣

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS «អេហ្វអិមអាយអេស» គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្ម និងសមាហរណកម្មនូវដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន ការរៀបចំនិងអនុវត្តថវិកា ប្រតិបត្តិការហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍ ការធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងសវនកម្ម ជាដើម។ FMIS គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មដែលតភ្ជាប់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ វាជំនួសយ៉ាងជ្រាលជ្រៅការដែលត្រូវប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ត្រូវផលិតចេញពី FMIS តែមួយគត់។

ការដាក់ឱ្យដំណើរការនូវ FMIS មានគោលបំណងធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រដល់ ក.ស.ហ.វ., ក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, និងគ្រឹះស្ថានសាធារណៈរដ្ឋបាលលើការងារ៖ ១) កត់ត្រា និងតាមដានប្រតិបត្តិការហិរញ្ញវត្ថុនៅគ្រប់ដំណាក់កាលដោយខ្លួនឯង, ២) ត្រួតពិនិត្យឥណទានថវិកាដោយស្វ័យប្រវត្តិ និងកាត់បន្ថយកម្រិតសុគតស្ថាពរនៃការគណនា, ៣) ផ្តល់នូវស្វ័យប្រវត្តិកម្មនៃកិច្ចបញ្ជីកាតណេយ្យ, ៤) ទាញយករបាយការណ៍ហិរញ្ញវត្ថុ និងថវិកាចេញពី FMIS បានទាន់ពេលវេលាសម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ, ៥) ជាមូលដ្ឋានក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារខាងក្រៅឱ្យប្រសើរជាងមុន, និង ៦) រក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាពខ្ពស់ និងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យ។

FMIS ត្រូវបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ជាដំណាក់កាល តាមរយៈការរៀនសូត្រ និងដកស្រង់បទពិសោធអន្តរជាតិ ព្រមទាំងស្របតាមតថភាពជាក់ស្តែងនៅកម្ពុជា។ ការដាក់ឱ្យដំណើរការ FMIS គ្របដណ្តប់លើសពីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដោយរាប់បញ្ចូលទាំងនីតិវិធីអនុវត្តការងារ យន្តការស្ថាប័ន និងការកសាងសមត្ថភាពរបស់មន្ត្រីអនុវត្ត។ ដើម្បីសម្រេចបាននូវការងារទាំងនេះ ទាមទារឱ្យមានផែនការ និងយន្តការច្បាស់លាស់ តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពអនុវត្តគម្រោង, ផែនការគ្រប់គ្រងការផ្លាស់ប្តូរ, ផែនការសិក្សា និងកែសម្រួលនីតិវិធីអនុវត្តការងារ, ផែនការបំបែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការគាំទ្រអ្នកប្រើប្រាស់ ជាដើម។

ការអនុវត្ត FMIS តម្រូវឱ្យមានការរៀបចំជាក្របខ័ណ្ឌស្ថាប័ន ការតែងតាំង និងការបែងចែកតួនាទីច្បាស់លាស់រវាងមន្ត្រីពាក់ព័ន្ធ រួមមាន ថ្នាក់ដឹកនាំនៃ ក.ស.ហ.វ., ថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័នជំនាញ, ក្រុមការងារបច្ចេកទេស និងមន្ត្រីកម្រិតប្រតិបត្តិ។

ជំពូកនេះចង្អុលបង្ហាញនូវចំណុចពាក់ព័ន្ធនឹង FMIS និងការអនុវត្តមុខងារសំខាន់ៗក្នុងប្រព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- កិច្ចដំណើរការនៃ FMIS
- ការតាមដាន និងវាយតម្លៃ។

១៣.១. ក្របខ័ណ្ឌគតិយុត្ត

ក្របខ័ណ្ឌគតិយុត្ត ដែលត្រូវប្រើប្រាស់ក្នុងដំណើរការអនុវត្ត FMIS រួមមាន៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

១៣.២. ក្របខ័ណ្ឌស្ថាប័ន

ក.ស.ហ.វ. មានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំបង្កើត និងដាក់ឱ្យដំណើរការ FMIS ខណៈដែលក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានតួនាទីក្នុងការធានានូវការប្រើប្រាស់ FMIS ឱ្យបានពេញលេញ ក្នុងការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យលើការអនុវត្តចំណូលនិងចំណាយថវិការដ្ឋ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃថវិការដ្ឋ។

១៣.២.១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដើម្បីធានាបាននូវភាពជោគជ័យ និងនិរន្តរភាពក្នុងការរៀបចំបង្កើត និងដាក់ឱ្យដំណើរការ FMIS, ក.ស.ហ.វ. ត្រូវរៀបចំឱ្យមានយន្តការស្ថាប័នជាក់លាក់ តាមរយៈការបង្កើតក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមជាមួយនឹងអត្តនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្រិតផ្ទៃក្នុងក្រសួង។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS មានតួនាទី និងភារកិច្ច ដូចតទៅ៖

- រៀបចំផែនទីចង្អុលផ្លូវ ផែនការគោលសម្រាប់ការអនុវត្តគម្រោង និងផែនការសកម្មភាពលម្អិត
- គាំទ្រធានា ដើម្បីធានាដល់ការអនុវត្តគម្រោង ឱ្យបានជោគជ័យ ស្របតាមទិសដៅនៃការធ្វើបរិវត្តកម្មបច្ចេកវិទ្យាព័ត៌មានលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- គ្រប់គ្រង និងតាមដានការអនុវត្តផែនការសកម្មភាពអនុវត្តគម្រោង, កិច្ចសន្យាផ្គត់ផ្គង់គម្រោង, ការធានាគុណភាព និងគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការងារអនុវត្តគម្រោង
- គ្រប់គ្រង និងរៀបចំការដេញថ្លៃធានាក្នុងក្របខ័ណ្ឌអនុវត្តគម្រោងសម្រាប់ការទ្រទ្រង់ដល់ការកែលម្អ និងបង្កើតប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- គាំទ្រដល់ការងារសន្ទនាកម្ម និងសមាហរណកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលស្ថិតក្នុងវិសាលភាពនៃការងារហិរញ្ញវត្ថុសាធារណៈដោយឈរលើគោលជំហរ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ភាពចាំបាច់ ភាពចំណេញ ការវិនិយោគក្នុងរយៈពេលវែង និងការបញ្ចៀសហានិភ័យ ឬ ភាពលំបាកក្នុងការប្រើប្រាស់នាពេលអនាគត
- សហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមការងារអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អង្គភាពនៅក្រោមឱវាទ ក.ស.ហ.វ., ក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, គ្រឹះស្ថានសាធារណៈរដ្ឋបាល, និងអង្គភាពថវិកាក្នុងការអនុវត្តគម្រោង
- ភ្ជាប់ទំនាក់ទំនងការងារ រវាងក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពនៅក្រោមឱវាទ ក.ស.ហ.វ., ក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, គ្រឹះស្ថានសាធារណៈរដ្ឋបាល, និងអង្គភាពថវិកា

- ធានាអន្តរកម្មដោយរលូន និងជោគជ័យ ក្នុងការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី៣ ទៅកាន់គម្រោងជំហានបន្តបន្ទាប់
- សម្របសម្រួលក្នុងការដាក់ឱ្យអនុវត្តការតម្រឹមនីតិវិធីអនុវត្តការងារទាំងស្រុង តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្សារភ្ជាប់ទៅនឹងការងារគ្រប់គ្រងការផ្លាស់ប្តូរ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យបានជោគជ័យ និងឆ្លងផុតអន្តរកាលនីមួយៗ ឱ្យស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ
- គាំទ្រ និងធានាដល់ការពង្រីកវិសាលភាពទាំងផ្នែកបច្ចេកទេសអភិវឌ្ឍកម្មវិធី ផ្នែកមុខងារ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញភ្ជាប់ និងផ្នែកសុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អត្តនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាសេនាធិការឱ្យ ក.ស.ហ.វ. និងជាលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS មានតួនាទី និងភារកិច្ច ដូចតទៅ៖

- ដឹកនាំ និងគ្រប់គ្រងការងារទំនើបកម្ម FMIS នៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃការរៀបចំយុទ្ធសាស្ត្រ ផែនការ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគាំទ្រដល់ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែរឹងមាំ មានគោលដៅបរិស្ថាន និងទិសដៅឆ្ពោះទៅកាន់ស្តង់ដារឧត្តមានុវត្តន៍,
- គ្រប់គ្រងលើការងារអភិវឌ្ឍ កែលម្អ ច្នៃប្រឌិត និងនវានុវត្តប្រព័ន្ធដែលស្ថិតក្នុងវិសាលភាពនៃគម្រោង FMIS នៅកម្ពុជា
- ដឹកនាំជំរុញឱ្យសម្រេចបាននូវលក្ខខណ្ឌគ្រឹះនានា ក្នុងការទ្រទ្រង់ដល់ការប្រើប្រាស់ FMIS ប្រកបដោយប្រសិទ្ធភាព
- ចូលរួមសម្របសម្រួលក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្នុងវិសាលភាពទំនើបកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ
- ធានាចីរភាពដល់ដំណើរការ ភាពសុខដុម សង្គតិភាព និងសមាហរណកម្មនៃការប្រើប្រាស់គម្រោង FMIS ព្រមទាំងសម្របសម្រួលជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធ
- គ្រប់គ្រង និងតាមដានការរៀបចំ និងអនុវត្តផែនការ ការធានាគុណភាព និងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងគម្រោង FMIS
- ដឹកនាំ និងសម្របសម្រួលក្នុងការរៀបចំនីតិវិធីអនុវត្តការងារ និងការងារគ្រប់គ្រងការផ្លាស់ប្តូរ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធនានា
- រៀបចំផែនការ និងអនុវត្តការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ដើម្បីទ្រទ្រង់ដល់ដំណើរការ និងបច្ចុប្បន្នភាពនៃការប្រើប្រាស់ FMIS ប្រកបដោយប្រសិទ្ធភាព និងចីរភាព

- គ្រប់គ្រង និងរៀបចំផ្នែកបច្ចេកទេសអភិវឌ្ឍបច្ចេកវិទ្យា និងកម្មវិធី ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញ តភ្ជាប់ ព្រមទាំងផ្នែកគាំទ្រដល់ដំណើរការប្រើប្រាស់គម្រោង FMIS
- រៀបចំ និងពង្រឹងគោលនយោបាយបច្ចេកទេសបច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ និងសុវត្ថិភាពរបស់ គម្រោង FMIS
- បំពេញតួនាទី និងភារកិច្ចចាំបាច់ផ្សេងទៀត តាមការចាំបាច់។

១៣.២.២. ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល

ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបង្កើតក្រុមការងារអនុវត្ត គម្រោង FMIS ផ្ទៃក្នុងអង្គភាពសាមី ដោយត្រូវបែងចែកជា ៣ ផ្នែកសំខាន់ៗ រួមមាន ១) ផ្នែកនីតិវិធីអនុវត្ត ការងារ, ២) ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ, និង ៣) ផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ក្រុមការងារអនុវត្តគម្រោង FMIS នៅ តាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល មានតួនាទី និងភារកិច្ច នៅក្នុង ដំណើរការអនុវត្ត FMIS ដូចតទៅ៖

- រៀបចំ និងកែសម្រួលនីតិវិធីអនុវត្តការងារនៅអង្គភាពរបស់ខ្លួនសម្រាប់ដំណើរការ FMIS
- តាមដាន ណែនាំ និងគាំទ្រដល់ការអនុវត្ត FMIS
- ដាក់ចេញនូវសូចនាករសមិទ្ធកម្មការងារ, និងដើរតួជាភ្នាក់ងារផ្លាស់ប្តូរ ដើម្បីជួយជំរុញ និងទ្រទ្រង់ និរន្តរភាពនៃការអនុវត្ត FMIS
- ប្រើប្រាស់ FMIS និងបង្កើនជំនាញតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងដោយ ក.ស.ហ.វ.
- បំពេញតួនាទី និងភារកិច្ចចាំបាច់ផ្សេងទៀត តាមការចាំបាច់។

១៣.៣. កិច្ចដំណើរការនៃ FMIS


ផ្អែកតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី, ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការ តាមដាន ការត្រួតពិនិត្យលើការអនុវត្តចំណូលនិងចំណាយថវិការដ្ឋ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃ ថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រើប្រាស់ និងឆ្លុះបញ្ចាំងក្នុង FMIS តែមួយគត់។ វិធាននិង នីតិវិធីរួមក្នុងការប្រើប្រាស់ FMIS ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

មុខងារដែលត្រូវដាក់ឱ្យអនុវត្តក្នុង FMIS រួមមាន ការរៀបចំផែនការថវិកា (BP), វិភាគន័យថវិកា (BA), ការទិញ (PO), លទ្ធកម្មពេញលេញ (PR), គណនីត្រូវសង (AP), គណនីត្រូវទាញ (AR), គ្រប់គ្រងសាច់ប្រាក់ (CM), សៀវភៅធំ (GL), គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (AM), និងគ្រប់គ្រងសន្និធិ (IM)។

ក្រៅពីមុខងារខាងលើ, FMIS ត្រូវរៀបចំឱ្យមានការធ្វើសន្ទនាកម្មពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធផ្សេង ទៀតដូចជា ការធ្វើសន្ទនាកម្មរបាយការណ៍ធនាគារជាមួយធនាគារជាតិ និងធនាគារពាណិជ្ជ (OBS) ដើម្បីអនុវត្ត ការផ្ទេរសាច់ប្រាក់ និងការទូទាត់តាមរយៈអេឡិចត្រូនិក (EFT) ទាំងនៅរដ្ឋបាលថ្នាក់កណ្តាល និងនៅថ្នាក់មូលដ្ឋាន, និងការធ្វើសន្ទនាកម្មទិន្នន័យជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS), ប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារ, ប្រព័ន្ធស្វ័យប្រវត្តិកម្មពន្ធគយ (ASYCUDA), ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS), ប្រព័ន្ធ គ្រប់គ្រងប្រាក់បៀវត្សរ៍តាមប្រព័ន្ធគណនេយ្យរបស់ក្រសួងមុខងារសាធារណៈ, និងប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត។

ទិដ្ឋភាពរួមនៃមុខងារ FMIS និងសន្ទនាកម្មជាមួយប្រព័ន្ធផ្សេងៗ បង្ហាញនៅក្នុងដ្យាក្រាម ១៣.១. ។

ដ្យាក្រាម ១៣.១. ទិដ្ឋភាពរួមនៃ FMIS



សម្គាល់	បរិយាយ
	មុខងាររបស់ប្រព័ន្ធ
001111 001111 0110101 10101010 10101010 011110000111	សន្ទនាកម្មជាមួយ FMIS
	ទិន្នផលចេញពី FMIS

ក្រៅពីមុខងារ និងការធ្វើសន្ទនាកម្មជាមួយនឹងប្រព័ន្ធផ្សេងទៀត, FMIS ត្រូវមានវិធីសាស្ត្រទូទាត់តាមរយៈអេឡិចត្រូនិក (EFT) ជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជដៃគូ ដែលផ្តល់ភាពងាយស្រួលដល់អគ្គនាយកដ្ឋានរចនាគារជាតិក្នុងការទូទាត់សាច់ប្រាក់ ជូនអ្នកផ្គត់ផ្គង់ ឬ ក្រសួង ស្ថាប័ន។

អ្នកប្រើប្រាស់ FMIS ត្រូវបានកំណត់តួនាទី (អ្នកបង្កើត អ្នកត្រួតពិនិត្យ អ្នកអនុម័ត អ្នកវិភាគហិរញ្ញវត្ថុ និងសវនករ) និងសិទ្ធិចូលប្រើប្រាស់ទៅតាមមុខងារនីមួយៗ សមស្របតាមតួនាទី និងការទទួលខុសត្រូវរបស់មន្ត្រីនិងថ្នាក់ដឹកនាំនៅក្នុងអង្គភាព។


ទម្រង់របាយការណ៍ផលិតចេញពី FMIS ត្រូវរៀបចំទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងនៅ ក.ស.ហ.វ. ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលរួមមាន របាយការណ៍ហិរញ្ញវត្ថុ, របាយការណ៍ច្បាប់ទូទាត់, របាយការណ៍ចំណាត់ថ្នាក់ថវិកា, របាយការណ៍មុខងារលទ្ធកម្មពេញលេញ, របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS), របាយការណ៍តាមស្តង់ដាគណនេយ្យសាធារណៈអន្តរជាតិ (IPSAS), និងរបាយការណ៍គ្រប់គ្រង និងតាមដានប្រតិបត្តិការ ជាដើម។

១៣.៣.១. មុខងារក្នុង FMIS

១៣.៣.១.១. មុខងាររៀបចំផែនការថវិកា

មុខងាររៀបចំផែនការថវិកា ត្រូវប្រើប្រាស់សម្រាប់រៀបចំ, គ្រប់គ្រង, និងតាមដានផែនការថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល ក្នុងក្របខ័ណ្ឌថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទិដ្ឋភាពរួមនៃមុខងាររៀបចំផែនការថវិកា បង្ហាញនៅក្នុងដ្យាក្រាម ១៣. ២. ។

ដ្យាក្រាម ១៣. ២. ទិដ្ឋភាពរួមនៃមុខងាររៀបចំផែនការថវិកា



មុខងាររៀបចំផែនការថវិកាមានអនុមុខងារចំនួន ៩ គឺ៖

- ១- អនុមុខងាររៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ប្រើប្រាស់សម្រាប់ព្យាករណ៍ចំណូលថវិកា និងរៀបចំក្របខ័ណ្ឌចំណាយថវិកា ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ស្របតាមប្រតិទិនដែលបានកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
- ២- អនុមុខងាររៀបចំក្របខ័ណ្ឌថវិការយៈពេលមធ្យម ប្រើប្រាស់សម្រាប់កំណត់ និងបែងចែកពិភាក្សាថវិកាទៅតាមវិស័យ ឬ ក្រសួង ស្ថាប័ន ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម ស្របតាមប្រតិទិននៃការរៀបចំថវិកាដែលបានកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
- ៣- អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា ប្រើប្រាស់សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល ដោយកំណត់គោលបំណងគោលនយោបាយ សូចនាករ និងគោលដៅសូចនាករ សម្រាប់វាស់វែងលទ្ធផលនៃការអនុវត្តថវិការបស់ក្រសួង ស្ថាប័ន។
- ៤- អនុមុខងាររៀបចំចំណូលថវិកា ប្រើប្រាស់សម្រាប់កត់ត្រាគម្រោងចំណូលថវិកាប្រចាំឆ្នាំ។
- ៥- អនុមុខងាររៀបចំចំណាយថវិកា ប្រើប្រាស់សម្រាប់កត់ត្រាគម្រោងចំណាយថវិកាប្រចាំឆ្នាំ ទាក់ទងនឹងមុខសញ្ញាចំណាយក្រៅបន្ទុកបុគ្គលិក។
- ៦- អនុមុខងាររៀបចំបៀវត្សរ៍ត្រួតពិនិត្យ ប្រើប្រាស់សម្រាប់កត់ត្រា និងបញ្ចូលអត្រានៃគម្រោងចំណាយបន្ទុកបុគ្គលិក។

- ៧- អនុម្មតការរៀបចំសូចនាករសមិទ្ធកម្ម ប្រើប្រាស់សម្រាប់កត់ត្រាសូចនាករ គោលដៅសូចនាករ វឌ្ឍនភាព និងរៀបចំរបាយការណ៍សមិទ្ធកម្ម។
- ៨- អនុម្មតការរៀបចំចំណាយថវិកាមូលធន ប្រើប្រាស់សម្រាប់ការរៀបចំផែនការថវិកាវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស និងហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ។
- ៩- អនុម្មតការរៀបចំចំណាយថវិកាការទូទាត់ការខ្ចី ប្រើប្រាស់សម្រាប់កត់ត្រាលើការសងប្រាក់ដើម និងការប្រាក់។

១៣.៣.១.២. មុខងារវិភាជន៍ថវិកា

មុខងារវិភាជន៍ថវិកា ត្រូវប្រើប្រាស់សម្រាប់កត់ត្រាច្បាប់ថវិកា, ការបង្កើត/កែសម្រួលរដ្ឋទេយ្យបុរេប្រទាន, និងចលនាឥណទានថវិកា (បន្ថែម និយ័តកម្ម និងផ្ទេរឥណទានថវិកា)។

បន្ទាប់ពីច្បាប់ថវិកាត្រូវបានបញ្ចូលក្នុងមុខងារវិភាជន៍ថវិកានេះរួចរាល់ មុខងារការទិញ និងមុខងារគណនីត្រូវសង អាចធ្វើប្រតិបត្តិការបាន។ ដើម្បីធានាថារាល់ការធ្វើប្រតិបត្តិការចំណាយទាំងអស់មានថវិកាគ្រប់គ្រាន់ក្នុងការចំណាយ និងមិនលើសពីពិធានថវិកា ប្រព័ន្ធត្រូវធ្វើការត្រួតពិនិត្យថវិកាជាមុនសិន។ ទិដ្ឋភាពរួមនៃមុខងារវិភាជន៍ថវិកា បង្ហាញនៅក្នុងដ្យាក្រាម ១៣.៣.។


ដ្យាក្រាម ១៣.៣. ទិដ្ឋភាពទូទៅនៃមុខងារវិភាជន៍ថវិកា



១៣.៣.១.៣. មុខងារទិញ

មុខងារការទិញ ត្រូវប្រើប្រាស់សម្រាប់កត់ត្រាការបញ្ជាទិញ, គ្រប់គ្រងធានាចំណាយកិច្ចលទ្ធកម្ម និងធានាចំណាយមិនតាមកិច្ចលទ្ធកម្ម, និងកត់ត្រាព័ត៌មានកិច្ចសន្យា និងប្រគល់ទទួល សម្រាប់កិច្ចលទ្ធកម្ម។ ទិដ្ឋភាពរួមនៃមុខងារការទិញ បង្ហាញនៅក្នុងដ្យាក្រាម ១៣.៤.។

ដ្យាក្រាម ១៣.៤. ទិដ្ឋភាពទូទៅនៃការបញ្ជាទិញក្នុង FMIS




សម្គាល់	បរិយាយ
	មុខងារក្នុង FMIS
	បញ្ជូនប្រតិបត្តិការ
	ត្រួតពិនិត្យថវិកា
	ផ្ទៀងផ្ទាត់ទិន្នន័យ

១៣.៣.១.៤. មុខងារលទ្ធកម្មពេញលេញ

មុខងារលទ្ធកម្មពេញលេញ ត្រូវប្រើប្រាស់សម្រាប់រៀបចំ គ្រប់គ្រង និងតាមដានលើផែនការលទ្ធកម្ម និងការអនុវត្តដំណើរការកិច្ចលទ្ធកម្មសាធារណៈ។ ទិដ្ឋភាពរួមនៃមុខងារលទ្ធកម្មពេញលេញ បង្ហាញនៅក្នុងដ្យាក្រាម ១៣.៥. ។

ដ្យាក្រាម ១៣.៥. ទិដ្ឋភាពរួមនៃមុខងារលទ្ធកម្មពេញលេញ



សម្គាល់	បរិយាយ
	មុខងារក្នុង FMIS
	បញ្ជូនប្រតិបត្តិការ
	ផ្ទៀងផ្ទាត់ទិន្នន័យ

មុខងារលទ្ធកម្មពេញលេញមានអនុមុខងារចំនួន ៤ គឺ ÷

- ១- អនុមុខងារការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ ប្រើប្រាស់សម្រាប់កត់ត្រា និងគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ។

២- អនុមុខងារផែនការលទ្ធកម្ម ប្រើប្រាស់សម្រាប់កត់ត្រាគម្រោងផែនការលទ្ធកម្មរបស់ក្រសួង ស្ថាប័ន រួមមាន ការបង្កើតផែនការលទ្ធកម្ម និងការកែប្រែផែនការលទ្ធកម្ម ជាដើម។


៣- អនុមុខងារការគ្រប់គ្រងដំណើរការដេញថ្លៃ ប្រើប្រាស់សម្រាប់កត់ត្រាមុខវិធីដេញថ្លៃ, ការបញ្ចូល ទិន្នន័យក្រុមហ៊ុនដេញថ្លៃ, ការវាយតម្លៃព័ត៌មានដែលក្រុមហ៊ុនចូលរួមដេញថ្លៃ, និងការកំណត់ក្រុមហ៊ុនឈ្នះ។

៤- អនុមុខងារការគ្រប់គ្រងកិច្ចសន្យា ប្រើប្រាស់សម្រាប់កត់ត្រាការគ្រប់គ្រងកិច្ចសន្យារបស់ក្រុមហ៊ុន និង កំណត់ការប្រគល់ ទទួលរបស់ក្រសួង ស្ថាប័ន រួមមាន ការបង្កើតកិច្ចសន្យា, ការកែប្រែកិច្ចសន្យា, និង ការបង្កើតការបញ្ជាទិញ។

១៣.៣.១.៥. មុខងារគណនីត្រូវទារ

មុខងារគណនីត្រូវទារ ត្រូវប្រើប្រាស់សម្រាប់កត់ត្រានូវចំណូលបណ្តោះអាសន្នពីធនាគារ, ចំណូលពន្ធគយ, ចំណូលមិនមែនសារពើពន្ធ, ចំណូលប្រាក់កក់, កត់ត្រាការផ្ទេរចំណូលបណ្តោះអាសន្នពីធនាគារនៃអង្គភាពមួយ ទៅអង្គភាពមួយ, និងកត់ត្រាប្រតិបត្តិការបង្វែរចំណូលចូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនោះ, ការ បង្វែរចំណូលចូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវយោងតាមព័ត៌មានដែលមាននៅលើសលាកបត្របង្វែរ ចំណូលថវិកា, សលាកបត្របង់ប្រាក់សំណែសចំណាយឆ្លងឆ្នាំ និងសលាកបត្រទូទាត់ប្រាក់រង្វាន់ ជាដើម។ រាល់ ទិន្នន័យប្រតិបត្តិការចំណូលដែលបានបញ្ចូល និងបញ្ចប់នៅក្នុង FMIS នៃមុខងារគណនីត្រូវទារ ត្រូវទាញចូល ទៅក្នុងមុខងារសៀវភៅធំ ដើម្បីផលិតជារបាយការណ៍ហិរញ្ញវត្ថុ។ ទិដ្ឋភាពនៃមុខងារគណនីត្រូវទារ បង្ហាញនៅ ក្នុងដ្យាក្រាម ១៣.៦. ។

ដ្យាក្រាម ១៣.៦. ទិដ្ឋភាពទូទៅនៃមុខងារគណនីត្រូវទារ




សម្គាល់	បរិយាយ
	មុខងារក្នុង FMIS
	បញ្ជូនប្រតិបត្តិការ
	ប្រតិបត្តិការ និងទិន្នន័យរបស់មុខងាររង
	សន្ទានកម្ម FMIS

១៣.២.១.៦. មុខងារគណនីត្រូវសង

មុខងារគណនីត្រូវសង ត្រូវប្រើប្រាស់សម្រាប់កត់ត្រាលំហូរប្រតិបត្តិការចំណាយ ការទូទាត់អាណត្តិបើកប្រាក់ (បុរេប្រទាន, រដ្ឋទេយ្យបុរេប្រទាន, ទូទាត់ត្រង់ និងទូទាត់កិច្ចលទ្ធកម្ម) និងធ្វើការត្រួតពិនិត្យថវិកាស្វ័យប្រវត្តិលើ ភាពទំនេរនៃថវិកា, ថវិកានៅសល់ ដោយប្រាកដថាការចំណាយពុំលើសពិធានថវិកាឡើយ។ មុខងារនេះ ត្រូវមាន លទ្ធភាពធ្វើការទូទាត់ ទៅកាន់ប្រព័ន្ធខាងក្រៅ តាមរយៈ EFT។ ទិដ្ឋភាពរួមនៃមុខងារគណនីត្រូវសង បង្ហាញនៅ ក្នុងដ្យាក្រាម ១៣.៧.។

ដ្យាក្រាម ១៣.៧. ទិដ្ឋភាពទូទៅនៃមុខងារគណនីត្រូវសង




សម្គាល់	បរិយាយ
	មុខងារក្នុង FMIS
	បញ្ជូនប្រតិបត្តិការ
	ប្រតិបត្តិការ និងទិន្នន័យរបស់មុខងាររង
	ត្រួតពិនិត្យថវិកា
	សន្ទនាកម្ម FMIS
	ផ្ទៀងផ្ទាត់ទិន្នន័យ

១៣.២.១.៧. មុខងារគ្រប់គ្រងសាច់ប្រាក់

មុខងារគ្រប់គ្រងសាច់ប្រាក់ ត្រូវប្រើប្រាស់សម្រាប់កត់ត្រាការផ្ទេរសាច់ប្រាក់ពីគណនីធនាគារមួយទៅគណនី ធនាគារមួយទៀត, ធ្វើសន្ទនាកម្មរបាយការណ៍ធនាគារជាមួយនឹងប្រព័ន្ធធនាគារជាដៃគូដោយស្វ័យប្រវត្តិ, និង ផ្ទៀងផ្ទាត់ប្រតិបត្តិការចំណូល ចំណាយ និងការផ្ទេរសាច់ប្រាក់ក្នុងប្រព័ន្ធ ជាមួយនឹងរបាយការណ៍ធនាគារ។ មុខងារនេះត្រូវប្រើប្រាស់សម្រាប់តាមដានរំហូរសាច់ប្រាក់។ ទិដ្ឋភាពរួមនៃមុខងារគ្រប់គ្រងសាច់ប្រាក់ បង្ហាញនៅ ក្នុងដ្យាក្រាម ១៣.៨.។

ដ្យាក្រាម ១៣.៨. ទិដ្ឋភាពទូទៅនៃមុខងារគ្រប់គ្រងសាច់ប្រាក់




សម្គាល់	បរិយាយ
	មុខងារក្នុង FMIS
	សន្ទនកម្ម FMIS
	បញ្ជូនប្រតិបត្តិការ
	ផ្ទៀងផ្ទាត់ទិន្នន័យ
	ទិន្នន័យរបស់មុខងាររង

១៣.៣.១.៨. មុខងារសៀវភៅ

មុខងារសៀវភៅ គឺជាមុខងារស្នូលសម្រាប់គ្រប់គ្រងទិន្នន័យមេ (មាតិកាថវិកា), កំណត់នូវវិធាន និងលក្ខខណ្ឌគន្លឹះក្នុងប្រព័ន្ធ, ដំណើរការបិទបញ្ជីប្រចាំឆ្នាំ, និងប្រមូលផ្តុំទិន្នន័យចុងក្រោយដែលទាញពីមុខងាររងដូចជា មុខងារគណនីត្រូវទាញ មុខងារគណនីត្រូវសង និងមុខងារគ្រប់គ្រងសាច់ប្រាក់ (CM) ដើម្បីផលិតរបាយការណ៍ ហិរញ្ញវត្ថុ សម្រាប់ពិនិត្យ និងតាមដានទិន្នន័យជាប្រចាំត្រីមាស ប្រចាំឆ្នាំ និងជាជំនួយក្នុងការវិភាគ និងសម្រេចចិត្ត របស់ថ្នាក់ដឹកនាំ។ ទិដ្ឋភាពទូទៅនៃមុខងារសៀវភៅ បង្ហាញនៅក្នុងដ្យាក្រាម ១៣.៩. ។

ដ្យាក្រាម ១៣.៩. ទិដ្ឋភាពទូទៅនៃមុខងារសៀវភៅ




សម្គាល់	បរិយាយ
	មុខងារក្នុង FMIS
	សន្ទនាកម្មផ្ទៃក្នុង FMIS
	ផ្ទៀងផ្ទាត់ទិន្នន័យ
	ត្រួតពិនិត្យថវិកា
	ប្រតិបត្តិការ និងទិន្នន័យរបស់មុខងាររង

១៣.៣.១.៩ មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រើប្រាស់សម្រាប់កត់ត្រានូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានរូបធាតុ នៃទ្រព្យសម្បត្តិរដ្ឋនីមួយៗ ហើយធ្វើការគណនាថ្លៃរំលស់ និងថ្លៃសំណល់ ដោយស្វ័យប្រវត្តិទៅតាមអាយុកាល ពេលវេលា និងតម្លៃដែលបានកំណត់។ ទិដ្ឋភាពទូទៅនៃមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បង្ហាញនៅក្នុងដ្យាក្រាម ១៣.១០.។

ដ្យាក្រាម ១៣.១០. ទិដ្ឋភាពទូទៅនៃមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ



សម្គាល់	បរិយាយ
	មុខងារក្នុង FMIS
	ផ្ទៀងផ្ទាត់ទិន្នន័យ
	បញ្ជូនប្រតិបត្តិការ
	ប្រតិបត្តិការ និងទិន្នន័យរបស់មុខងាររង

១៣.៣.២. សន្ទានកម្មពីប្រព័ន្ធផ្សេងទៀតជាមួយនឹង FMIS

រាល់ការបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផ្សេងទៀត ត្រូវគិតគូរនៅក្នុងក្របខ័ណ្ឌនៃប្រព័ន្ធអេកូឡូស៊ីដែលមាន FMIS ជាស្នូលតែមួយគត់ ដើម្បីធានាដល់ប្រសិទ្ធភាព និងសុវត្ថិភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។

ក្នុងករណីដែលក្រសួង ស្ថាប័ន មានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្ទាល់របស់ខ្លួនរួចហើយ, ក្រសួង ស្ថាប័ន ត្រូវធ្វើសន្ទានកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួននោះ ជាមួយនឹង FMIS ដែលជាប្រព័ន្ធស្នូលតែមួយគត់នៃប្រព័ន្ធអេកូឡូស៊ី សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការធ្វើសន្ទានកម្មជាមួយប្រព័ន្ធដែលមានស្រាប់និងកំពុងប្រើប្រាស់ ត្រូវផ្ដោតលើការសិក្សាយ៉ាងម៉ត់ចត់បំផុត ដោយឈរលើគោលដំហូរប្រសិទ្ធភាពការវិនិយោគ និងការប្រើប្រាស់ប្រព័ន្ធ មុននឹងឈានដល់ការអនុម័តក្នុងការធ្វើសន្ទានកម្ម។

១៣.៣.២.១. សន្ទានកម្មពីប្រព័ន្ធធនាគារពាណិជ្ជជាដៃគូ

សន្ទានកម្មរវាង FMIS ជាមួយនឹងប្រព័ន្ធធនាគារពាណិជ្ជជាដៃគូ ត្រូវធ្វើឡើងដើម្បីទទួលបានរបាយការណ៍ធនាគារចូលក្នុងប្រព័ន្ធដោយស្វ័យប្រវត្តិ និងទាន់ពេល, កាត់បន្ថយកំហុសឆ្គងរបស់អ្នកប្រើប្រាស់ក្នុងការបញ្ចូលរបាយការណ៍ធនាគារក្នុង FMIS និងបង្កើនភាពងាយស្រួលក្នុងការទូទាត់ប្រតិបត្តិការតាមរយៈ EFT។ ការងារ

នេះត្រូវអនុវត្តជាចម្បងដោយមន្ត្រីដែលជាអ្នកប្រើប្រាស់ FMIS នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគារ រាជធានី ខេត្ត។

១៣.៣.២.២. សន្ទានកម្មពីប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ

ការធ្វើសន្ទានកម្មទិន្នន័យចំណូលរវាង FMIS ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យពន្ធគយ (ASYCUDA) ដែលប្រើប្រាស់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើឡើងក្នុងគោលបំណងប្រមូលចំណូល និងកត់ត្រា ទិន្នន័យជាប្រចាំថ្ងៃ តាមរយៈការធ្វើស្វ័យប្រវត្តិកម្មទិន្នន័យចូលក្នុង FMIS លើចំណូលរបស់គយនិងរដ្ឋាករនៅ គ្រប់សាខាការិយាល័យគយនិងរដ្ឋាករកម្ពុជានៅថ្នាក់កណ្តាល និងគ្រប់សាខាការិយាល័យគយនិងរដ្ឋាករនៅតាម បណ្តាញរាជធានី ខេត្ត។ ការធ្វើសន្ទានកម្មនេះ នាំឱ្យចំណេញពេលវេលា រវាងការភ្ជាប់ទិន្នន័យបង្វែរចំណូលថវិកាពី ប្រព័ន្ធ ASYCUDA មក FMIS, មានទិន្នន័យគ្រប់គ្រាន់, ច្បាស់លាស់, និងផ្តល់មកទាន់ពេលវេលា។

១៣.៣.២.៣. សន្ទានកម្មពីប្រព័ន្ធចំណូលពន្ធដារ

ការធ្វើសន្ទានកម្មទិន្នន័យចំណូលរវាង FMIS ជាមួយនឹងប្រព័ន្ធចំណូលពន្ធដារ (TAX) ធ្វើឡើងក្នុងគោល- បំណងប្រមូលចំណូល និងបង្វែរចំណូលចូលថវិកា យោងតាមទិន្នន័យនៃសលាកបត្របង់ចំណូលថវិកាថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ របស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងទិន្នន័យនៅគ្រប់សាខាពន្ធដាររាជធានី ខេត្ត ដែល ការធ្វើសន្ទានកម្មនេះជួយឱ្យការបង្វែរចំណូលចូលថវិកាជាតិ និងថ្នាក់ក្រោមជាតិ មានទិន្នន័យគ្រប់គ្រាន់ ច្បាស់- លាស់ និងផ្តល់មកទាន់ពេលវេលា។

១៣.៣.២.៤. សន្ទានកម្មពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

ការធ្វើសន្ទានកម្មទិន្នន័យចំណូលរវាង FMIS ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិន- មែនសារពើពន្ធ (NRMIS) ធ្វើឡើងក្នុងគោលបំណងទាញយកនូវទិន្នន័យចំណូលដោយស្វ័យប្រវត្តិចូលក្នុង FMIS ។ បន្ទាប់ពីអនុវត្តការធ្វើសន្ទានកម្មទិន្នន័យចំណូលមិនមែនសារពើពន្ធ មិនតម្រូវឱ្យមានការកត់ត្រាទិន្នន័យបង្វែរ ចំណូលថវិកាតាម FMIS ទៀតនោះទេ លើកលែងតែសលាកបត្របង់ចំណូលថវិកានោះ មិនមាននីតិវិធីរៀបចំ និងការកត់ត្រានៅក្នុងប្រព័ន្ធ NRMIS ។

១៣.៣.២.៥. សន្ទានកម្មពីប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល

ការធ្វើសន្ទានកម្មទិន្នន័យចំណូលរវាង FMIS ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS) ត្រូវកត់ត្រាទិន្នន័យចូលនៅក្នុងមុខងារគណនីត្រូវទារ។ ទិន្នន័យដែលបានពី DMFAS នេះ ត្រូវចាត់ទុកថាជា ប្រភេទចំណូលមិនឆ្លងកាត់រតនាគារ រួមមាន ចំណូលពីការដកសាច់ប្រាក់របស់គម្រោងកម្ចី និងចំណូលពីការដក សាច់ប្រាក់ក្រោមក្របខ័ណ្ឌឱ្យខ្ចីបន្តទៅដៃគូនៅក្នុងប្រទេស ដើម្បីទទួលបាននូវការប្រាក់ និងប្រាក់ដើមត្រឡប់មក វិញ។ ការធ្វើស្វ័យប្រវត្តិកម្មទិន្នន័យនេះ ផ្តល់នូវភាពងាយស្រួល ចំណេញពេលវេលា និងច្បាស់លាស់ សម្រាប់ ទិន្នន័យបង្វែរចំណូលថវិកាជាតិ របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល។

១៣.៣.២.៦. សន្ទានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

ការធ្វើសន្ទានកម្មរវាង FMIS ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវទិន្នន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទៅតាម

តម្រូវការជាក់ស្តែងរៀងៗខ្លួន។ ជាគោលការណ៍, គួរលេខស្តីពីទ្រព្យសម្បត្តិរដ្ឋជាផ្លូវការដែលប្រើប្រាស់ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ ត្រូវផលិតចេញពី FMIS ។

១៣.៣.២.៧. សន្ទានកម្មពីប្រព័ន្ធបៀវត្សរបស់ក្រសួងមុខងារសាធារណៈ

ទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិល និងទិន្នន័យបៀវត្សមន្ត្រីកិច្ចសន្យារបស់ក្រសួង ស្ថាប័ន នៅថ្នាក់កណ្តាល ត្រូវអនុវត្តសន្ទានកម្មទិន្នន័យចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិល (PRIS) របស់ក្រសួងមុខងារសាធារណៈ មក FMIS ។ ការធ្វើស្វ័យប្រវត្តិកម្មទិន្នន័យបៀវត្សនេះ ជួយកាត់បន្ថយនូវកំហុស របស់អ្នកប្រើប្រាស់ដោយប្រព័ន្ធបង្កើតប្រតិបត្តិការដោយស្វ័យប្រវត្តិនៅក្នុង FMIS និងកាត់បន្ថយឯកសារខាង- ក្រៅ ផ្អែកតាមការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង។

១៣.៣.២.៨. សន្ទានកម្មពីប្រព័ន្ធដទៃទៀត

សន្ទានកម្មរវាង FMIS ជាមួយនឹងប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវគិតគូរធ្វើឡើងដើម្បីធានា បាននូវភាពពេលលេញ និងទាន់ពេលវេលានៃព័ត៌មាននៅក្នុងរបាយការណ៍ដែលត្រូវផលិតចេញពី FMIS ព្រមទាំងធានា បាននូវភាពបំពេញឱ្យគ្នាទៅវិញទៅមកនៃ FMIS និងប្រព័ន្ធដទៃទៀត។

ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងភាពគ្រប់គ្រាន់, ក.ស.ហ.វ. ត្រូវរៀបចំផែនទីចង្អុលផ្លូវ ដើម្បី កំណត់តម្រូវការចាំបាច់ក្នុងការធ្វើសន្ទានកម្មរវាង FMIS ជាមួយនឹងប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធផ្សេងទៀត ក្នុង កម្រិតរាជរដ្ឋាភិបាល។

១៣.៣.៣. មុខងារគាំទ្រ/ភ្ជាប់ផ្សេងទៀត

ក្រៅពីមុខងារ និងការធ្វើសន្ទានកម្មជាមួយនឹងប្រព័ន្ធផ្សេងទៀត, FMIS ត្រូវរៀបចំឱ្យមាន មុខងារគាំទ្រ/ ភ្ជាប់មួយចំនួនផ្សេងទៀត ដែលរួមមានកម្មវិធីកញ្ចក់ថវិកា និងកម្មវិធីតាមដានប្រតិបត្តិការ សម្រាប់ថ្នាក់ដឹកនាំ, និង ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) សម្រាប់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ នៅទូទាំងប្រទេស។

១៣.៣.៣.១. កម្មវិធីកញ្ចក់ថវិកា និងកម្មវិធីតាមដានប្រតិបត្តិការ

កម្មវិធីកញ្ចក់ថវិកា និងកម្មវិធីតាមដានប្រតិបត្តិការ ត្រូវបង្កើតឡើងសម្រាប់ថ្នាក់ដឹកនាំនៃ ក.ស.ហ.វ., ក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, និងគ្រឹះស្ថានសាធារណៈរដ្ឋបាល អាចទទួលបាននូវព័ត៌មានជាក់លាក់ និងទាន់ពេល ក្នុងការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។

កម្មវិធីកញ្ចក់ថវិកា ជាកម្មវិធីរបាយការណ៍ឌីជីថលឆ្នាតវែរ ដែលជាថ្នាលប្រមូលផ្តុំនូវទិន្នន័យឌីជីថលច្រើន ប្រភព ទាំងទិន្នន័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ហើយបំប្លែងទិន្នន័យ ជាទម្រង់ព័ត៌មានដែលអាចអានបាន យល់បាន និងប្រើប្រាស់សម្រាប់ការតាមដាន និងគ្រប់គ្រងការអនុវត្តហិរញ្ញវត្ថុសាធារណៈ និងជួយដល់ការ សម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងចុះកិច្ចរបស់ស្ថាប័ន និងរាជរដ្ឋាភិបាល។

កម្មវិធីតាមដានប្រតិបត្តិការ គឺជាកម្មវិធីដែលបង្ហាញពី៖

- ស្ថានភាពប្រតិបត្តិការដែលឥណទានថវិកាមិនគ្រប់គ្រាន់ និងប្រតិបត្តិការមានកំហុសលើការកត់ត្រា ចំណាត់ថ្នាក់មាតិកាថវិកា, ប្រតិបត្តិការដែលមិនទាន់បានកត់ត្រាឱ្យបានគ្រប់ជ្រុងជ្រោយ, ប្រតិបត្តិការ ដែលកំពុងរង់ចាំការអនុម័ត, ប្រតិបត្តិការដែលមិនទាន់បានបញ្ចប់នៅក្នុងដំណាក់កាលណាមួយ
- ចំនួនប្រតិបត្តិការទៅតាមប្រភេទប្រតិបត្តិការ និងកម្រិតទឹកប្រាក់

- រយៈពេលមធ្យម (គិតជាថ្ងៃ) នៃអាណត្តិទូទាត់ទៅតាមប្រភេទចំណាយ កម្រិតទឹកប្រាក់ និងវិធីសាស្ត្រទូទាត់ផ្សេងៗ
- ស្ថានភាពឥណទានថវិកាក្រោយធ្វើការកែតម្រូវ និងធ្វើចលនាឥណទាន, អនុបាតចំណាយតាមរដ្ឋទេយ្យ ធៀបនឹងថវិកាក្រោយកែតម្រូវ និងអនុបាតបុរេប្រទានធៀបនឹងថវិកាក្រោយកែតម្រូវ។

១៣.៣.៣.២. ប្រព័ន្ធដារកសាវឌីជីថល (FMIS Portal)

ប្រព័ន្ធដារកសាវឌីជីថល (FMIS Portal) សំដៅដល់ប្រព័ន្ធដែលមានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួលក្នុងការអនុវត្តជាមួយទូរសព្ទភ្លាត់តាមរយៈបណ្តាញអ៊ីនធឺណិត។ ប្រព័ន្ធដារកសាវឌីជីថល (FMIS Portal) ត្រូវរៀបចំដាក់ឱ្យរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ ដើម្បីជួយពន្លឿនដល់ការអនុវត្តចំណូល ចំណាយថវិការបស់ខ្លួន។

១៣.៤. ការតាមដាន និងវាយតម្លៃ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានភារកិច្ចរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រ/ផែនការក្នុងការគាំទ្រដល់ការធ្វើទំនើបកម្ម FMIS និងវាយការណ៍ជូនរដ្ឋមន្ត្រីនៃ ក.ស.ហ.វ. ។

រដ្ឋមន្ត្រីនៃ ក.ស.ហ.វ. អាចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃឯករាជ្យមួយ ដើម្បីវាយតម្លៃការអនុវត្តប្រព័ន្ធជាក់ស្តែង ធៀបនឹងផែនការដែលបានដាក់ចេញដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ការអនុវត្ត FMIS គឺជាកម្មវត្ថុនៃសវនកម្មផ្ទៃក្នុងរបស់ ក.ស.ហ.វ. និងសវនកម្មផ្ទៃក្រៅ។



ជំពូកទី១៤

កិច្ចបញ្ជាក់គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ

គណនេយ្យសាធារណៈ គឺជាប្រព័ន្ធនៃការកត់ត្រា ការចាត់ថ្នាក់ ការវាស់វែង ការផ្តុំបញ្ចូលគ្នា និងការបង្ហាញព័ត៌មានថវិកានិងហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យលើទិន្នន័យនៃប្រតិបត្តិការថវិកា និងគណនេយ្យនិងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍អនុវត្តថវិកា ព្រមទាំងការគណនា និងវិភាគលើចំណូលនិងថ្លៃដើមជាក់ស្តែងនៃសកម្មភាព ឬ សេវាកម្ម និងជាមូលដ្ឋានសម្រាប់ការវាយតម្លៃលើសមិទ្ធកម្ម។ របាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ ត្រូវអនុលោមតាមស្តង់ដាគណនេយ្យសាធារណៈកម្ពុជា ដែលរៀបចំឡើងដោយផ្អែកលើមូលដ្ឋាន « ស្តង់ដាគណនេយ្យអន្តរជាតិសម្រាប់វិស័យសាធារណៈ » (International Public Sector Accounting Standards - IPSAS)។ ការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា គឺជាផ្នែកមួយនៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាដំណាក់កាលដំបូងក្នុងការកែទម្រង់ប្រព័ន្ធគណនេយ្យសាធារណៈកម្ពុជា ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមគោលការណ៍ ដែលមាននៅក្នុងស្តង់ដាគណនេយ្យកម្ពុជា។

ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មានសារៈសំខាន់ក្នុងការ៖

- បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាព
- បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមរយៈតំណាងរាស្ត្រ លើរបាយការណ៍ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា
- ជំរុញគណនេយ្យភាព និងអភិបាលកិច្ចល្អរបស់អង្គភាព
- ពង្រឹង និងពង្រីកសមត្ថភាពធនធានមនុស្សជាគណនេយ្យករ និងសវនករ ព្រមទាំងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មក្នុងវិស័យសាធារណៈ។

ជំពូកនេះចង្អុលបង្ហាញចំណុចសំខាន់ៗនៃការកត់ត្រាប្រតិបត្តិការគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- គោលការណ៍គណនេយ្យសំខាន់ៗ
- ការកត់ត្រាប្រតិបត្តិការគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
- ច្បាប់ទូទាត់ថវិកា។

១៤.១. ក្របខ័ណ្ឌគតិយុត្ត

កិច្ចបញ្ជាក់គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវអនុលោមតាមច្បាប់, អនុក្រឹត្យ, ព្រមទាំងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជា៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម

- អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀតជាធរមាន។

១៤.២. ក្របខ័ណ្ឌទូទៅ

១៤.២.១. និយ័តករគណនេយ្យនិងសវនកម្មក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ

និយ័តករគណនេយ្យនិងសវនកម្ម បំពេញការងារជាសេនាធិការឱ្យអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើបេសកកម្មគ្រប់គ្រង និងអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម តាមរយៈការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ និងការវាយតម្លៃនូវគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា។ និយ័តករ គណនេយ្យនិងសវនកម្មក្នុងវិស័យហិរញ្ញវត្ថុសាធារណៈមានមុខងារ និងភារកិច្ចក្នុងការដឹកនាំ រៀបចំ និងធ្វើ បច្ចុប្បន្នភាពលើ៖

- ស្តង់ដារគណនេយ្យសាធារណៈកម្ពុជា
- គោលការណ៍ណែនាំពាក់ព័ន្ធនឹងការអនុវត្តស្តង់ដារគណនេយ្យសាធារណៈកម្ពុជា។

១៤.២.២. អគ្គនាយកដ្ឋានរតនាគារជាតិ

ក្រៅពីមុខងារ និងភារកិច្ចដែលបានកំណត់ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក.ស.ហ.វ., អគ្គនាយកដ្ឋានរតនាគារជាតិ មានមុខងារ និងភារកិច្ចបន្ថែម ដូចខាងក្រោម៖

- រៀបចំគោលការណ៍លម្អិត និងបទបញ្ជាគណនេយ្យសាធារណៈ ដោយសហការជាមួយនិយ័តករ គណនេយ្យនិងសវនកម្ម នៃ អ.ស.ហ.
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសរុបកម្រិតប្រទេស ដោយអនុលោមតាមស្តង់ដារគណនេយ្យសាធារណៈ កម្ពុជាមូលដ្ឋានសាច់ប្រាក់ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនានៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទ ដែលកំណត់ ដោយ ក.ស.ហ.វ.។

១៤.២.៣. អង្គភាពពាក់ព័ន្ធសំខាន់ៗផ្សេងទៀត

ដើម្បីអនុញ្ញាតឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ អាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុសរុបកម្រិតប្រទេសបាន ទាន់ពេលវេលា អគ្គនាយកដ្ឋានពាក់ព័ន្ធមួយចំនួនក្រោមចំណុះ ក.ស.ហ.វ. និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួនទៅអគ្គនាយកដ្ឋានរតនាគារជាតិតាមកាលដែលបានកំណត់ ក្នុងតារាង ១៤.១. ខាងក្រោម៖

តារាង ១៤.១. កាតព្វកិច្ចរបាយការណ៍របស់អង្គភាពពាក់ព័ន្ធសំខាន់ៗក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ


អង្គភាព	តួនាទី ភារកិច្ច និងប្រភេទរបាយការណ៍	ចម្លងជូន	កាលបរិច្ឆេទ
ថ្នាក់ជាតិ			
អគ្គនាយកដ្ឋាន ថវិកា	ធ្វើការបូកសរុបចលនាឥណទានថវិកាប្រចាំឆ្នាំ តាមចំណាត់ថ្នាក់សេដ្ឋកិច្ច តាមក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ។	អគ្គនាយកដ្ឋាន រតនាគារជាតិ	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
អគ្គនាយកដ្ឋាន សហប្រតិបត្តិការ	ត្រូវធ្វើការរៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាព បំណុលសាធារណៈ។	អគ្គនាយកដ្ឋាន រតនាគារជាតិ	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។

អង្គភាព	តួនាទី ភារកិច្ច និងប្រភេទរបាយការណ៍	ចម្លងជូន	កាលបរិច្ឆេទ
អន្តរជាតិនិង គ្រប់គ្រងបំណុល			
អគ្គនាយកដ្ឋាន ពន្ធដារ និង អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា	ធ្វើការផ្គត់ផ្គង់របាយការណ៍ប្រចាំឆ្នាំអំពីចំណូលសារពើពន្ធ (ពន្ធដារ, ពន្ធគយនិងរដ្ឋាករ) ដើម្បីបញ្ជាក់ភាពត្រឹមត្រូវក្នុងការបិទបញ្ជីប្រចាំឆ្នាំ។	អគ្គនាយកដ្ឋាន រតនាគារជាតិ	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
អគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ	ត្រូវធ្វើការរៀបចំ និងបូកសរុប៖ (ក) របាយការណ៍ចំណូលមិនមែនសារពើពន្ធ ប្រចាំឆ្នាំ (ខ) របាយការណ៍បំណុលមិនមែនសារពើពន្ធ ប្រចាំឆ្នាំ (គ) បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសរុបកម្រិត ប្រទេស។	អគ្គនាយកដ្ឋាន រតនាគារជាតិ	(ក) និង (ខ) មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ (គ) មុនថ្ងៃទី៣០ ខែមេសា នៃឆ្នាំ បន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់ របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។
រតនាគាររាជធានី ខេត្ត	ត្រូវធ្វើការបូកសរុបរបាយការណ៍អនុវត្តចំណូល ចំណាយថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត បន្ទាប់ពីផ្គត់ផ្គង់រួច។	អគ្គនាយកដ្ឋាន រតនាគារជាតិ	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ត្រូវធ្វើការបូកសរុបរបាយការណ៍អនុវត្តចំណូល ចំណាយថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត ដែលបានផ្គត់ផ្គង់រួច។	អគ្គនាយកដ្ឋាន ថវិកា	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋ- បាលថ្នាក់ជាតិ	ត្រូវធ្វើការរៀបចំរបាយការណ៍បូកសរុបការ អនុវត្ត ចំណូល ចំណាយថវិកា ដោយមានបញ្ចូលតួលេខ ចំណូល ចំណាយថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត ដែលស្ថិតនៅក្រោមឱវាទ។	១) អគ្គនាយកដ្ឋាន រតនាគារជាតិ ២) អគ្គនាយកដ្ឋាន ថវិកា	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
អង្គភាពថវិកានៃ ក្រសួង ស្ថាប័ន	ត្រូវធ្វើការរៀបចំរបាយការណ៍ចំណូល ចំណាយ ថវិកាប្រចាំឆ្នាំរបស់ខ្លួនតាមចំណាត់ថ្នាក់សេដ្ឋកិច្ច។	អង្គភាពទទួល បន្ទុកហិរញ្ញវត្ថុ របស់សាមីក្រសួង ស្ថាប័ន	ថ្ងៃទី៥ ខែមករា នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
គ្រប់មន្ទីរជំនាញ រាជធានី ខេត្ត	ត្រូវធ្វើការរៀបចំរបាយការណ៍បូកសរុបការអនុវត្ត ចំណូល ចំណាយថវិកាប្រចាំឆ្នាំរបស់ខ្លួនដោយធ្វើ ការផ្គត់ផ្គង់តួលេខជាមួយនិងរតនាគាររាជធានី ខេត្ត ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។	១) រតនាគារ រាជធានី ខេត្ត ២) មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣) អង្គភាពទទួល បន្ទុកហិរញ្ញវត្ថុ របស់សាមីក្រសួង ស្ថាប័ន	មុនថ្ងៃទី១៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។

អង្គភាព	តួនាទី ភារកិច្ច និងប្រភេទរបាយការណ៍	ចម្លងជូន	កាលបរិច្ឆេទ
ថ្នាក់ក្រោមជាតិ			
រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់	ត្រូវធ្វើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកាប្រចាំឆ្នាំ ដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការអនុវត្ត ចំណូល ចំណាយថវិកា។	១) អគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ ២) ក្រសួងមហាផ្ទៃ	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់	ត្រូវធ្វើការរៀបចំរបាយការណ៍បូកសរុបការអនុវត្ត ចំណូល ចំណាយថវិការបស់រដ្ឋបាលសាមីតាម ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា បន្ទាប់ពី ផ្គូផ្គងរួច។	មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ	មុនថ្ងៃទី១៧ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
ទីចាត់ការហិរញ្ញ- វត្ថុរបស់រដ្ឋបាល រាជធានី ខេត្ត, ការិយាល័យ រដ្ឋបាល និង ហិរញ្ញវត្ថុរបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ, និង សៀមរាប សង្កាត់	ត្រូវធ្វើការបូកសរុប និងផ្គូផ្គងតួលេខនៃការអនុវត្ត ចំណូល ចំណាយថវិការបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។	ផ្គូផ្គងតួលេខ ជាមួយរតនាគារ រាជធានី ខេត្ត	មុនថ្ងៃទី៣១ ខែមករា នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
គម្រោងរបស់ដៃគូអភិវឌ្ឍន៍			
ក្រសួង ស្ថាប័ន ម្ចាស់គម្រោង	ត្រូវធ្វើរបាយការណ៍បូកសរុប ដោយត្រូវផ្គូផ្គងតួលេខ អនុវត្តជាមួយអង្គភាពគ្រប់គ្រងគម្រោងក្រោមឱវាទ របស់ខ្លួន។ របាយការណ៍បូកសរុបនោះ រួមមាន៖ - របាយការណ៍ចំណាយសង្ខេបដោយបូកសរុប គម្រោងក្នុងក្រសួង ស្ថាប័ន - របាយការណ៍ចំណាយថវិកាតាមជំពូក គណនី អនុគណនី - របាយការណ៍ចំណូលថវិកាតាមជំពូក គណនី អនុគណនី - របាយការណ៍ស្តីពីស្ថានភាពសាច់ប្រាក់។	១) អគ្គនាយកដ្ឋាន គោលនយោបាយ ២) អគ្គនាយកដ្ឋាន រតនាគារជាតិ ៣) អគ្គនាយកដ្ឋាន ថវិកា ៤) អគ្គនាយកដ្ឋាន សហប្រតិបត្តិការ អន្តរជាតិនិង គ្រប់គ្រងបំណុល	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។
គ្រឹះស្ថានសាធារណៈរដ្ឋបាល			
គ្រឹះស្ថាន សាធារណៈ រដ្ឋបាល	ត្រូវធ្វើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របស់ខ្លួនដោយអនុលោមតាមស្តង់ដាគណនេយ្យ សាធារណៈដែលកំណត់ដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។	១) អង្គភាព ទទួលបន្ទុក ហិរញ្ញវត្ថុរបស់ ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។

អង្គភាព	តួនាទី ភារកិច្ច និងប្រភេទរបាយការណ៍	ចម្លងជូន	កាលបរិច្ឆេទ
		២) អគ្គនាយកដ្ឋាន រតនាគារជាតិ ៣) អគ្គនាយកដ្ឋាន ថវិកា	
សហគ្រាសសាធារណៈ			
សហគ្រាស សាធារណៈ	ត្រូវធ្វើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របស់ខ្លួន ដោយអនុលោមតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬ ស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម។	១) អង្គភាព ទទួលបន្ទុក ហិរញ្ញវត្ថុរបស់ ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស ២) អគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែនសារពើពន្ធ ៣) អគ្គនាយកដ្ឋាន រតនាគារជាតិ	មុនថ្ងៃទី២៨ ខែកុម្ភៈ នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។

ដ្យាក្រាម ១៤.១. វិប្បឃ្លមក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសរុប



សម្គាល់៖

- ➔ មិនបានភ្ជាប់ FMIS គិតដល់ត្រីមឆ្នាំ២០២៣
- ➔ បានភ្ជាប់ FMIS រួចហើយគិតដល់ត្រីមឆ្នាំ២០២៣

១៤.៣. គោលការណ៍គណនេយ្យសាធារណៈសំខាន់ៗ

១៤.៣.១. គណនេយ្យថវិកា

គណនេយ្យថវិកាកត់ត្រា តាមដាន និងរបាយការណ៍អំពីការប្រើប្រាស់ឥណទានថវិកា ទាំងចំណូល និងចំណាយថវិកា ដែលបានកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ គណនេយ្យថវិកាត្រូវឆ្លុះបញ្ចាំងអំពីការគ្រោង និងការប្រើ-

ប្រាស់ឥណទានភ្ជាប់សន្យា និងឥណទានទូទាត់ ព្រមទាំងកត់ត្រានូវចំណូលដែលបានប្រមូល។ គណនេយ្យថវិកា អនុញ្ញាតឱ្យអង្គមានសមត្ថកិច្ចពាក់ព័ន្ធអាចទទួលបានព័ត៌មាន និងទិន្នន័យស្តីពីការប្រើប្រាស់ឥណទានថវិកាដែល បានផ្តល់ជូនអាណាប័ក។

គណនេយ្យថវិកា ត្រូវរៀបចំឡើងទៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាល ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលបានផលប្រយោជន៍ពីថវិការដ្ឋ ដែល អនុញ្ញាតឱ្យធ្វើការប្រៀបធៀបរវាងឥណទានគ្រោង និងឥណទានអនុវត្ត។

គណនេយ្យថវិកា ត្រូវរៀបចំឡើងដោយឈរលើមូលដ្ឋានសាច់ប្រាក់។ ការកត់ត្រាចំណូល និងចំណាយ ថវិកាត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម៖

- ត្រូវទទួលស្គាល់ជាចំណូលថវិកា នៅក្នុងឆ្នាំអនុវត្តថវិកា នៅពេលដែលចំណូលទាំងនោះ ត្រូវបាន ទទួលជាសាច់ប្រាក់រួចរាល់ ដោយគណនេយ្យករសាធារណៈ
- ត្រូវទទួលស្គាល់ជាចំណាយថវិកា នៅក្នុងឆ្នាំអនុវត្តថវិកា នៅពេលដែលចំណាយទាំងនោះ ត្រូវបាន ទូទាត់ជាសាច់ប្រាក់រួចរាល់ ដោយគណនេយ្យករសាធារណៈ។

សលាកបត្របង្វែរចំណូល និងអាណត្តិបើកប្រាក់ ក្នុងការិយបរិច្ឆេទនៃឆ្នាំអនុវត្តថវិកា អាចត្រូវបានបន្ត ទទួលយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែមករា នៃឆ្នាំបន្ទាប់ ដោយត្រូវកត់ត្រាលេខនាគណនេយ្យបន្ថែមនៅត្រឹមថ្ងៃទី៣១ ខែធ្នូនៃឆ្នាំអនុវត្ត។

គណនេយ្យថវិកា ត្រូវបានចុះកិច្ចបញ្ជាក់ ដោយប្រើប្រាស់មាតិកាថវិកា ដែលកំណត់ដោយប្រកាសរបស់ រដ្ឋមន្ត្រី ក.ស.ហ.វ.។ គណនេយ្យថវិកា ត្រូវកាន់ដោយគណនេយ្យករសាធារណៈ។ វិធាន និងគោលការណ៍ណែនាំ ដែលពាក់ព័ន្ធនឹងគណនេយ្យថវិកា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៣.២. គណនេយ្យទូទៅ

គណនេយ្យទូទៅ កត់ត្រាគ្រប់ប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែល ឆ្លុះបញ្ចាំងអំពីភាពពិតប្រាកដ និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុ។

គណនេយ្យទូទៅនៃឆ្នាំនីមួយៗ ត្រូវរំលេចឱ្យឃើញនូវ៖

- ប្រតិបត្តិការចំណូល ចំណាយពាក់ព័ន្ធនឹងការអនុវត្តថវិកានៃឆ្នាំអនុវត្ត
- ប្រតិបត្តិការរតនវត្ថុ
- ប្រតិបត្តិការផ្សេងទៀត ដែលបានកើតឡើងក្នុងឆ្នាំ ព្រមទាំងប្រតិបត្តិការនិយ័តកម្មគណនេយ្យផងដែរ។

គណនេយ្យទូទៅ ត្រូវរួមបញ្ចូលការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ, របាយការណ៍ហិរញ្ញវត្ថុរួម, និងតារាង ឧបសម្ព័ន្ធផ្សេងទៀត តាមតម្រូវការចាំបាច់។ គណនេយ្យទូទៅ ត្រូវកាន់កាប់ទៅតាមការិយបរិច្ឆេទគណនេយ្យ នីមួយៗ អនុលោមតាមការិយបរិច្ឆេទនៃឆ្នាំថវិកាចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ហើយបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។ គណនេយ្យទូទៅត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានបង្ករ និងត្រូវគោរពតាមស្តង់ដាគណនេយ្យសាធារណៈ របស់កម្ពុជា ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងគណនេយ្យ ត្រូវបាន ទទួលស្គាល់ក្នុងបញ្ជីគណនេយ្យនៅក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការទាំងនោះបានកើតឡើង ដោយមិនអាស្រ័យ

លើការទទួលបានសាច់ប្រាក់ ឬ ការទូទាត់សាច់ប្រាក់។ គណនេយ្យទូទៅត្រូវបានចុះកិច្ចបញ្ជាក់គណនេយ្យ តាមវិធីសាស្ត្រទ្វេភាគ ដោយប្រើប្រាស់ប្លង់គណនេយ្យសាធារណៈ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

គុណភាពនៃគណនី, ទិន្នន័យហិរញ្ញវត្ថុនិងគណនេយ្យ, និងរបាយការណ៍ហិរញ្ញវត្ថុ នៃគណនេយ្យទូទៅត្រូវបានធានាតាមរយៈការគោរពបាននូវគោលការណ៍មួយចំនួន ដូចខាងក្រោម៖

- គ្រប់គណនីទាំងអស់ ត្រូវអនុលោមតាមស្តង់ដាគណនេយ្យសាធារណៈ វិធាន ឬ គោលការណ៍ជាធរមាន
- គ្រប់គណនីទាំងអស់ ត្រូវបានរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងគ្រប់ប្រតិបត្តិការហិរញ្ញវត្ថុ និងគណនេយ្យ និងអាចពន្យល់អំពីគ្រប់ព្រឹត្តិការណ៍ដែលកើតមានឡើង
- គ្រប់គណនីទាំងអស់ ត្រូវផ្អែកលើលេខនាគណនេយ្យដែលមានលក្ខណៈត្រឹមត្រូវ ពិតប្រាកដ ច្បាស់លាស់ និងជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមក ព្រមទាំងអាចឆ្លុះបញ្ចាំងអំពីភាពពិតប្រាកដ និងស្មោះត្រង់នៃទ្រព្យសម្បត្តិ និងស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋ។

គណនេយ្យទូទៅ ត្រូវកាន់ដោយគណនេយ្យករសាធារណៈ។ វិធាន និងគោលការណ៍ណែនាំដែលពាក់ព័ន្ធនឹងគណនេយ្យទូទៅ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៣.៣. គណនេយ្យវិភាគ

គណនេយ្យវិភាគវាស់វែងនូវថ្លៃដើមក្នុងការផលិតផលិតផល ផ្តល់សេវាសាធារណៈ ឬ កិច្ចអន្តរាគមន៍ផ្សេងទៀតរបស់រដ្ឋ ទៅតាមអង្គភាព មុខងារ វិស័យ កម្មវិធី ឬ គម្រោង ដើម្បីជាមូលដ្ឋានបន្ថែមដល់ការសម្រេចចិត្តលើការគ្រប់គ្រងរបស់រដ្ឋបាលសាធារណៈ។ គណនេយ្យវិភាគត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានទិន្នន័យនៃគណនេយ្យថវិកានិងគណនេយ្យទូទៅ។ គណនេយ្យវិភាគត្រូវកាន់ដោយអាណាប័ក។ វិធាន និងគោលការណ៍ណែនាំដែលពាក់ព័ន្ធនឹងគណនេយ្យវិភាគ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៣.៤. អន្តរកាលការអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា

គ្រប់ភាគីពាក់ព័ន្ធត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យសាធារណៈកម្ពុជា ចាប់ពីឆ្នាំហិរញ្ញវត្ថុ២០២០ ដោយមានកាលបរិច្ឆេទអន្តរកាលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដំបូង អង្គភាពនឹងតម្រូវឱ្យអនុវត្តតាមនីតិវិធីអន្តរកាល ដែលនាំឱ្យមានការកែប្រែតួលេខ ដែលបានរាយការណ៍រួចមកហើយ។

ការអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា ដោយចែកចេញជា ៤ ដំណាក់កាល ដូចខាងក្រោម៖

- ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ (Cash basis) ÷ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដោយយកឆ្នាំ២០១៩ ជាឆ្នាំដំបូងដែលរបាយការណ៍ហិរញ្ញវត្ថុរៀបចំតាមមូលដ្ឋានសាច់ប្រាក់
- ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់កែសម្រួល (Modified cash basis) ÷ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ដោយយកឆ្នាំ២០២៥ ជាឆ្នាំដំបូងដែលរបាយការណ៍ហិរញ្ញវត្ថុរៀបចំតាមមូលដ្ឋានសាច់ប្រាក់កែសម្រួល ហើយឆ្នាំ២០២៤ ជាឆ្នាំប្រៀបធៀប
- ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានបង្ករកែសម្រួល (Modified accrual basis) ÷ ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣០ ដោយយកឆ្នាំ២០២៨ ជាឆ្នាំដំបូងដែលរបាយការណ៍ហិរញ្ញវត្ថុរៀបចំតាមមូលដ្ឋានបង្ករកែសម្រួល ហើយឆ្នាំ២០២៧ ជាឆ្នាំប្រៀបធៀប

- ស្តង់ដារគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានបង្ករពេញលេញ (Full accrual basis) ÷ ចាប់ពីឆ្នាំ ២០៣១ តទៅ ដោយយកឆ្នាំ២០៣១ ជាឆ្នាំដំបូងដែលរបាយការណ៍ហិរញ្ញវត្ថុរៀបចំតាមមូលដ្ឋានបង្ករ ហើយឆ្នាំ២០៣០ ជាឆ្នាំប្រៀបធៀប។

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ ដូចខាងក្រោម៖

- អនុលោមភាព និងមូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ÷ របាយការណ៍ហិរញ្ញវត្ថុ ត្រូវរៀបចំជា ភាសាខ្មែរ និងជាប្រាក់រៀល។ គណនេយ្យករសាធារណៈ ត្រូវរៀបចំរបាយការណ៍ឱ្យអនុលោមតាម គោលការណ៍គណនេយ្យដែលបានដាក់ឱ្យអនុវត្ត
- ស្តង់ដារគណនេយ្យដែលដាក់ឱ្យអនុវត្តសម្រាប់គ្រប់កម្រិតរដ្ឋបាលក្នុងវិស័យសាធារណៈ មានដូចខាង ក្រោម៖
 - រដ្ឋបាលថ្នាក់ជាតិ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានសាច់ប្រាក់នៃស្តង់ដារ គណនេយ្យសាធារណៈកម្ពុជា
 - រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមស្តង់ដារ និងគោល- ការណ៍ណែនាំ ដែលកំណត់ដោយប្រកាសរបស់ ក.ស.ហ.វ.
 - សហគ្រាសសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម
 - គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមស្តង់ដារ និង គោលការណ៍ណែនាំ ដែលកំណត់ដោយប្រកាសរបស់ ក.ស.ហ.វ.
 - គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលអនុវត្តដោយស្ថាប័នសាធារណៈ ត្រូវរៀបចំរបាយ- ការណ៍ហិរញ្ញវត្ថុដោយផ្អែកលើស្តង់ដារគណនេយ្យសាធារណៈកម្ពុជា។
- ការិយបរិច្ឆេទគណនេយ្យ÷ ការិយបរិច្ឆេទគណនេយ្យនីមួយៗត្រូវកំណត់រយៈពេល ១២ ខែ ដោយគិត ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់កាលបរិច្ឆេទបិទបញ្ជីគណនេយ្យនៅថ្ងៃទី៣១ ខែធ្នូនៃឆ្នាំដែល
- ថវិកា÷ មូលដ្ឋាន និងការិយបរិច្ឆេទរបស់ថវិកា ត្រូវដូចគ្នាជាមួយមូលដ្ឋាន និងការិយបរិច្ឆេទរបស់ គណនេយ្យ, ចំណែកឯ ចំណាត់ថ្នាក់គណនី ក៏ត្រូវដូចគ្នានឹងចំណាត់ថ្នាក់ថវិកា ដើម្បីឱ្យមានសង្គតិ- ភាពនៃរបាយការណ៍
- តួលេខប្រៀបធៀប និងការកែតម្រូវការបង្ហាញ÷ នៅពេលរកឃើញថាមានការបង្ហាញកំហុសជាសារ- វន្ត នៅក្នុងការិយបរិច្ឆេទគណនេយ្យមុនៗ កំហុសឆ្គងទាំងនោះនឹងត្រូវបានកែប្រែ ដោយប្រើវិធីសាស្ត្រ ប្រតិសកម្ម
- ការបង្ហាញអំពីវិហារសាច់ប្រាក់ចម្បងៗ÷ គណនេយ្យករសាធារណៈ ត្រូវបង្ហាញព័ត៌មានអំពីប្រភេទនៃ វិហារសាច់ប្រាក់ចម្បងៗនៅក្នុងរបាយការណ៍ចំណូល និងចំណាយសាច់ប្រាក់ ឬ នៅក្នុងរបាយការណ៍

ហិរញ្ញវត្ថុ ឬ នៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីវិភាគចំណូល និងចំណាយសាច់ប្រាក់សរុបដោយអនុលោមតាមប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៤. ការកត់ត្រាប្រតិបត្តិការគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ការកត់ត្រាប្រតិបត្តិការគណនេយ្យចំណូល និងចំណាយ គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ គ្នាដូចបានចង្អុលបង្ហាញក្នុងដ្យាក្រាម ១៤.១. ខាងលើ។ ព័ត៌មានលម្អិតទាក់ទងនឹងមុខងារ និងសន្ទានកម្មនៃប្រព័ន្ធអេឡិចត្រូនិកដែលប្រើប្រាស់ក្នុងការកត់ត្រាប្រតិបត្តិការគណនេយ្យរបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ យោងទៅជំពូកទី១៣ ស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

១៤.៤.១. បញ្ជីគណនេយ្យ

បញ្ជីគណនេយ្យ សំដៅដល់សៀវភៅ/បញ្ជីសម្រាប់កត់ត្រានូវរាល់ប្រតិបត្តិការគណនេយ្យ ដែលរួមមានសក្ខីបត្រគណនេយ្យ, សលាកបត្រចុះលេខនា, បញ្ជីវិភាគ, ទិន្នន័យប្រតិបត្តិទៅ, និងសៀវភៅធំជាដើម។

សក្ខីបត្រគណនេយ្យ មានដូចជា វិក្កយបត្រលក់, បណ្ណបញ្ជាទិញ, វិក្កយបត្រទិញ, បណ្ណចំណូល, បណ្ណចំណាយ, បណ្ណដកប្រាក់, មូលប្បទានបត្រ។ល។

១៤.៤.២. ការផ្ទេរធុនលេខ

ក្រោយពីទទួលបានរបាយការណ៍ចំណូល ចំណាយថវិកាជាតិពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា អគ្គនាយកដ្ឋានរតនាគារជាតិ (ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន) ត្រូវធ្វើរបាយការណ៍បូកសរុប និងត្រូវធ្វើការផ្ទេរធុនជាមួយតារាងតុល្យភាពគណនីទៅតាមគណនី និងអនុគណនី។

ក្រសួង ស្ថាប័ន ត្រូវបូកសរុបផ្ទេរធុនលេខចំណូល ចំណាយថវិកាដោយមានបញ្ចូលតួលេខចំណូល ចំណាយថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត ដែលស្ថិតនៅក្រោមឱវាទ ជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល (ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស), និងមន្ត្រីត្រួតពិនិត្យថវិកាឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈនៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

អគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវធ្វើការផ្ទេរធុនផ្ទៀងផ្ទាត់តួលេខអនុវត្តចំណូល ចំណាយថវិកាប្រចាំឆ្នាំពីក្រសួង ស្ថាប័នជាមួយនឹងរបាយការណ៍ដែលទាញចេញពី FMIS ។

ចាប់ពីថ្ងៃទី១ ខែមករានៃឆ្នាំបន្ទាប់ ទីបាត់ការហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានី ខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសៀមរាប សង្កាត់ ត្រូវធ្វើការបូកសរុប និងផ្ទេរធុនលេខនៃការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ជាមួយរតនាគាររាជធានី ខេត្ត រួចផ្ញើទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១៧ ខែកុម្ភៈនៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

រតនាគាររាជធានី ខេត្ត មានភារកិច្ចបូកសរុបការអនុវត្តចំណូល ចំណាយរបស់មន្ទីរជំនាញរាជធានី ខេត្ត ដែលបានផ្ទេរធុន រួចផ្ញើមកអគ្គនាយកដ្ឋានរតនាគារជាតិ ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈនៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ចំណាយវិនិយោគដោយហិរញ្ញប្បទានក្រៅប្រទេស ក្រសួង ស្ថាប័ន ត្រូវផ្ដល់ព័ត៌មានអំពីអនុវត្តជាមួយអង្គភាព គ្រប់គ្រងគម្រោងក្រោមឱវាទ ហើយរៀបចំរបាយការណ៍បូកសរុបការអនុវត្តចំណាយវិនិយោគប្រចាំឆ្នាំ រួចផ្ញើមក ក.ស.ហ.វ. ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈនៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៤.៣. ការបិទបញ្ជីចុងឆ្នាំ

ការិយបរិច្ឆេទគណនេយ្យត្រូវកំណត់រយៈពេលចំនួន ១២ ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ កាលបរិច្ឆេទបិទបញ្ជីគណនេយ្យនៅថ្ងៃទី៣១ ខែធ្នូនៃឆ្នាំដដែល។

អង្គភាពពាក់ព័ន្ធ ត្រូវបញ្ជូនរបាយការណ៍ប្រចាំឆ្នាំទៅអគ្គនាយកដ្ឋានរតនាគារជាតិតាមពេលវេលាដូចបាន កំណត់ក្នុងតារាង ១៤.១ ខាងលើ។ អគ្គនាយកដ្ឋានរតនាគារជាតិ ដែលជាគណនេយ្យករសាធារណៈ ត្រូវធ្វើការ ផ្ទៀងផ្ទាត់តួលេខឱ្យបានត្រឹមត្រូវមុនធ្វើការបិទបញ្ជីប្រចាំឆ្នាំ។

គណនេយ្យករសាធារណៈ ត្រូវពិនិត្យ និងកត់ត្រាកិច្ចប្រតិបត្តិការនិយ័តកម្មគណនេយ្យ ជាលេខនាគណនេយ្យ បន្ថែម នៅថ្ងៃទី៣១ខែធ្នូ នៃឆ្នាំអនុវត្ត ដែលមានជាអាទិ៍ ការកត់ត្រាជាស្ថាពរនៃចំណូល ឬ ចំណាយប្រតិបត្តិការកែ- តម្រូវលេខនាគណនេយ្យខុស ឬ ប្រតិបត្តិការបូកសរុបរបស់គណនេយ្យករសាធារណៈ។ រយៈពេលនៃកិច្ចប្រតិបត្តិការ និយ័តកម្មគណនេយ្យ ត្រូវកំណត់ដោយសាវ័ចរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៤.៤. ការរក្សាទុកបញ្ជីគណនេយ្យ

ប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យ ត្រូវមានលិខិតយុត្តិការជាសំអាង និងអនុវត្តជាទម្រង់អេឡិចត្រូនិក ឬ ឌីជីថលក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ លិខិតយុត្តិការជាសំអាង ត្រូវ កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។ ក្នុងករណីមានការបាត់បង់ ខូចខាត បំផ្លាញ ឬ លួចលិខិតយុត្តិការ ដែលបានប្រគល់រួចហើយឱ្យគណនេយ្យករសាធារណៈ រដ្ឋមន្ត្រី ក.ស.ហ.វ. អាចអនុញ្ញាតឱ្យគណនេយ្យករនោះ ប្រើប្រាស់ឯកសារយុត្តិកម្មជំនួសដោយមានការបញ្ជាក់ទទួលស្គាល់ពីអាណាប័ក។ លិខិតយុត្តិការនៃកិច្ចប្រតិបត្តិការ ហិរញ្ញវត្ថុនិងគណនេយ្យ ត្រូវរក្សាទុកជាច្បាប់ដើមនៅគណនេយ្យករសាធារណៈលើកលែងតែមានការអនុញ្ញាតពី រដ្ឋមន្ត្រី ក.ស.ហ.វ.។ ក្នុងករណីដែលលិខិតយុត្តិការត្រូវរក្សាទុកនៅអាណាប័ក គណនេយ្យករសាធារណៈអាច អនុវត្តសិទ្ធិត្រួតពិនិត្យលិខិតយុត្តិការទាំងនោះតាមតម្រូវការចាំបាច់។

លិខិតយុត្តិការនៃកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យ និងឯកសារគណនេយ្យផ្សេងទៀត ត្រូវរក្សាទុក ឱ្យបានគង់វង្ស ក្នុងរយៈពេលយ៉ាងតិច ១០ ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការបង្កើតឯកសារទាំងនោះ។ ឯកសារនិង លិខិតយុត្តិការមិនត្រូវកម្ទេចចោលមុនការត្រួតពិនិត្យនិងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឬ មុនការបញ្ចប់ រយៈពេលអាជ្ញាយុកាលនៃការអនុវត្តកិច្ចប្រតិបត្តិការ ឬ មុនការត្រួតពិនិត្យរបស់ស្ថាប័នមានសមត្ថកិច្ចស្របតាម បទប្បញ្ញត្តិជាធរមាន។

១៤.៤.៥. ប្រព័ន្ធរបាយការណ៍

របាយការណ៍ មានជាអាទិ៍៖

- របាយការណ៍ចំណូលនិងចំណាយថវិការដ្ឋ
- របាយការណ៍ហិរញ្ញវត្ថុ

- របាយការណ៍សមិទ្ធកម្ម
- របាយការណ៍ផ្សេងទៀត សម្រាប់ជាព័ត៌មានបន្ថែមដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

របាយការណ៍ទាំងនេះ ត្រូវរៀបចំឡើងដោយផ្អែកលើគោលការណ៍មួយចំនួនជាអាទិ៍ គោលការណ៍ស្មោះត្រង់ ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ពិតប្រាកដ និងមានយុត្តិកម្មច្បាស់លាស់ សម្រាប់ការត្រួតពិនិត្យ និងធ្វើសវនកម្មពីស្ថាប័នមានសមត្ថកិច្ច ស្របតាមបទប្បញ្ញត្តិជាធរមាន។ របៀបរបបនៃការរៀបចំ ប្រភេទ លក្ខខណ្ឌ កាលបរិច្ឆេទ ទម្រង់របាយការណ៍ និងការផ្តល់របាយការណ៍ត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្តដែលកំណត់ដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៤.៥.១. របាយការណ៍ចំណូល និងចំណាយថវិការដ្ឋ

របាយការណ៍ចំណូលថវិការដ្ឋ និងរបាយការណ៍ចំណាយថវិការដ្ឋ មានគោលបំណងផ្តល់នូវព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តចំណូលនិងចំណាយថវិកាដោយអាណត្តិ ក្នុងក្របខ័ណ្ឌនៃថវិកាដែលបានផ្តល់ជូន សម្រាប់ជាមូលដ្ឋានរាយការណ៍ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងសាធារណជន។ របាយការណ៍ចំណូល និងចំណាយថវិការដ្ឋ ទាញចេញពីគណនេយ្យថវិកា ដែលផ្អែកលើមូលដ្ឋានសាច់ប្រាក់។ របាយការណ៍ចំណូលនិងចំណាយថវិការដ្ឋ ប្រចាំឆ្នាំ ត្រូវរៀបចំដោយគណនេយ្យករសាធារណៈ។ កាលបរិច្ឆេទនៃការរៀបចំរបាយការណ៍ចំណូល និងចំណាយថវិការដ្ឋ ត្រូវកំណត់ក្នុងសាវចររបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៤.៥.២. របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុមានគោលបំណងផ្តល់នូវព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ រំហូរសាច់ប្រាក់ និងព័ត៌មានហិរញ្ញវត្ថុដទៃទៀតរបស់អង្គភាព ដែលមានសារៈសំខាន់ដល់អ្នកប្រើប្រាស់ ក្នុងការវាយតម្លៃនិងធ្វើការសម្រេចចិត្តលើការគ្រប់គ្រងធនធានរបស់ខ្លួន និងឆ្លុះបញ្ចាំងអំពីគណនេយ្យភាពរបស់អង្គភាពលើការប្រើប្រាស់ធនធានដែលបានប្រគល់ជូន។

របាយការណ៍ហិរញ្ញវត្ថុ រួមមានសំណុំនៃរបាយការណ៍ដែលមានកំណត់ក្នុងស្តង់ដាគណនេយ្យសាធារណៈរបស់កម្ពុជាតាមអន្តរកាលការអនុវត្តដូចបានចង្អុលបង្ហាញក្នុង ១៤.៣.៤. ខាងលើ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវរៀបចំឡើងជាប្រចាំឆ្នាំ ដោយគណនេយ្យករសាធារណៈ។ កាលបរិច្ឆេទនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ត្រូវឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំបន្ទាប់ ឬ តាមកាលបរិច្ឆេទដែលកំណត់ដោយសាវចររបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

ក.ស.ហ.វ. ត្រូវបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុទៅអាជ្ញាធរសវនកម្មជាតិ ក្នុងអំឡុងខែសីហា ដើម្បីឱ្យអាជ្ញាធរសវនកម្មជាតិពិនិត្យ និងផ្តល់មតិសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនេះឱ្យបានរួចរាល់ ក្នុងអំឡុងពាក់កណ្តាលខែតុលា។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ទូទាត់ថវិកា។

១៤.៤.៥.៣. របាយការណ៍សមិទ្ធកម្ម

របាយការណ៍សមិទ្ធកម្ម ឆ្លុះបញ្ចាំងអំពីការវាស់វែងលទ្ធផលធៀបនឹងសូចនាករគន្លឹះដែលបានកំណត់ និងការតាមដានអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព ដើម្បីឈានឆ្ពោះទៅសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដានការអនុវត្តថវិការបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពលើសូចនាករលទ្ធផលក្នុងឆ្នាំជាចាំបាច់ និងសូចនាករលទ្ធផលចុងក្រោយតាមដែលអាចធ្វើបាន ហើយផ្ញើមក ក.ស.ហ.វ.។

របាយការណ៍សមិទ្ធកម្ម ត្រូវបានរៀបចំឡើងដោយអាណាប័ក និងត្រូវផ្ញើមក ក.ស.ហ.វ.។ កាតព្វកិច្ចរៀបចំរបាយការណ៍សមិទ្ធកម្មរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវដាក់ឱ្យអនុវត្តដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ស្របតាមទិសដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

១៤.៤.៥.៤. របាយការណ៍ផ្សេងទៀតសម្រាប់ព័ត៌មានបន្ថែមដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

របាយការណ៍ផ្សេងទៀត សំដៅដល់របាយការណ៍ទាំងឡាយ ដែលមានគោលបំណងផ្តល់ព័ត៌មានហិរញ្ញវត្ថុផ្សេងទៀត ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ធនធាននិងបន្ទុករបស់រដ្ឋ។ របាយការណ៍ទាំងនេះ អាចជារបាយការណ៍ស្តីពីការអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងការខ្ចីប្រាក់ពីគេ, ការខ្ចីប្រាក់គេខ្ចី, ការធានារបស់រដ្ឋ, និងហិរញ្ញប្បទានឥតសំណង, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, និងរបាយការណ៍ដែលពាក់ព័ន្ធនឹងចំណូលមានប្រភពមកពីការវិនិយោគលើទ្រព្យសកម្មហិរញ្ញវត្ថុ ព្រមទាំងព័ត៌មានផ្សេងទៀត។ របាយការណ៍ទាំងនេះ ត្រូវរៀបចំឡើងដោយអាណាប័កទៅតាមតម្រូវការចាំបាច់ និងតាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៤.៥. ច្បាប់ទូទាត់ថវិកា

ច្បាប់ទូទាត់ថវិកា សំដៅដល់ច្បាប់ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំដោយផ្អែកលើទិន្នន័យចំណូល ចំណាយ និងព័ត៌មានហិរញ្ញវត្ថុដទៃទៀត ដែលរាយការណ៍ដោយគណនេយ្យករសាធារណៈ និងទៅតាមសមិទ្ធកម្មនៃការអនុវត្តថវិកា ដែលរាយការណ៍ដោយអាណាប័កដើម្បីខ្សែ។

គ្រប់ស្ថាប័នអនុវត្តថវិកា ត្រូវធានាដល់ការទូទាត់ និងបិទបញ្ចប់ការអនុវត្តថវិកាប្រចាំឆ្នាំសារពើពន្ធឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

ក.ស.ហ.វ. ដឹកនាំរៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកាក្រោយឆ្នាំសារពើពន្ធត្រូវបានបញ្ចប់ និងការបិទគណនេយ្យប្រចាំឆ្នាំសារពើពន្ធរបស់គណនេយ្យករសាធារណៈ។ សេចក្តីព្រាងច្បាប់ទូទាត់ថវិកា គ្របដណ្តប់នូវ ១) ការរាយការណ៍អំពីលទ្ធផលជាក់ស្តែង និងការវិភាគស្តីពីលទ្ធផលប្រមូលចំណូល និងស្ថានភាពនៃការអនុវត្តចំណាយ, ២) របាយការណ៍ស្តីពីទិដ្ឋភាពទូទៅនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំសារពើពន្ធ និងស្តីពីតុល្យភាពម៉ាក្រូសេដ្ឋកិច្ច, និង ៣) តារាងតុល្យការ។

សេចក្តីព្រាងច្បាប់ទូទាត់ថវិកា ត្រូវដាក់ឆ្លងគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចនៅអំឡុងពាក់កណ្តាលខែតុលា។ បន្ទាប់ពីបានពិនិត្យ និងសម្រេចរួចហើយ រាជរដ្ឋាភិបាល ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ទូទាត់ថវិកា ជូនទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត មុននឹងបញ្ជូនទៅព្រឹទ្ធសភា យ៉ាងយូរនៅសប្តាហ៍ទី១ នៃខែធ្នូ ដើម្បីពិនិត្យហើយឱ្យយោបល់មុនថ្ងៃទី២០ ខែធ្នូ និងប្រកាសឱ្យប្រើដោយព្រះរាជក្រម យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ។

សេចក្តីព្រាងច្បាប់ទូទាត់ថវិកា ត្រូវផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីបញ្ជូនទៅរដ្ឋសភា និងផ្សព្វផ្សាយក្នុងរយៈពេល ២ សប្តាហ៍ បន្ទាប់ពីច្បាប់ទូទាត់ថវិកានេះចូលជាធរមាន។

ក.ស.ហ.វ. ត្រូវបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ទៅអាជ្ញាធរសវនកម្មជាតិ ក្នុងអំឡុងខែសីហា ដើម្បីឱ្យ
អាជ្ញាធរសវនកម្មជាតិពិនិត្យ និងផ្តល់មតិសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនេះឱ្យបានរួចរាល់ ក្នុងអំឡុងពាក់-
កណ្តាលខែតុលា ស្របពេលដែលរាជរដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់ទូទាត់ថវិកាទៅរដ្ឋសភា។



ជំពូកទី១៥

ការតាមដាន និងវាយតម្លៃការអនុវត្តថវិកា

ការតាមដាន និងវាយតម្លៃការអនុវត្តថវិកា ជាសកម្មភាពមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃវដ្តថវិកា។ ការតាមដាន សំដៅដល់ដំណើរការជាប្រព័ន្ធសម្រាប់អង្កេត និងកត់ត្រាសកម្មភាពនៃកម្មវិធី ឬ គម្រោងជាប្រចាំ ដើម្បីធានាថា សកម្មភាពទាំងនោះ ត្រូវបានអនុវត្តស្របតាមគោលដៅ និងលទ្ធផលដែលបានគ្រោងទុក។ ការវាយតម្លៃ សំដៅដល់វិធីសាស្ត្រជាប្រព័ន្ធសម្រាប់ប្រមូល វិភាគ និងប្រើប្រាស់ព័ត៌មាន ដើម្បីស្វែងយល់អំពីគោលនយោបាយ ផែនការ និងកម្មវិធី ជាពិសេស អំពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តការងារ។

ការតាមដាន និងវាយតម្លៃការអនុវត្តថវិកា អាចជាឧបករណ៍មួយសម្រាប់រាជរដ្ឋាភិបាល បង្កើនប្រសិទ្ធភាពការងារ តាមរយៈការវាយតម្លៃសមិទ្ធកម្ម ដែលលទ្ធផលនៃការវាយតម្លៃនឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការវិភាគថវិកា ឱ្យចំគោលដៅ និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ, ការតាមដាន និងវាយតម្លៃការអនុវត្តថវិកា អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន ១) ជួយដល់រាជរដ្ឋាភិបាលក្នុងការរៀបចំ វិភាគ និងអនុវត្តគោលនយោបាយ, ២) ជួយកំណត់អាទិភាពសំខាន់ៗ ដែលគាំទ្រដល់ការរៀបចំផែនការ និងគម្រោងថវិកាកាន់តែមានប្រសិទ្ធភាព និងភាពឆ្លើយតប ទៅតាមលទ្ធភាពធនធានដែលមាន, និង ៣) បង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការសម្រេចបាននូវគោលបំណងគោលនយោបាយដែលបានដាក់ចេញ។

ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវចូលរួមកសាងប្រព័ន្ធបាយការណ៍ការត្រួតពិនិត្យ និងតាមដានការអនុវត្តថវិកា តាមការណែនាំរបស់ ក.ស.ហ.វ. និងពង្រឹងការងាររាយការណ៍ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៀងទាត់ និងទាន់ពេលវេលា។ ទន្ទឹមនេះ, ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំឱ្យមានប្រព័ន្ធវាយតម្លៃលើការអនុវត្តថវិការបស់ខ្លួន។

ជំពូកនេះចង្អុលបង្ហាញចំណុចសំខាន់ៗនៃការតាមដាន និងវាយតម្លៃការអនុវត្តថវិកា រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- គណនេយ្យភាពក្នុងការអនុវត្តថវិកា
- ក្របខ័ណ្ឌនៃការតាមដាន និងវាយតម្លៃ។

១៥.១. ក្របខ័ណ្ឌគតិយុត្ត

ការតាមដាន និងការវាយតម្លៃការអនុវត្តថវិកា ត្រូវអនុលោមតាម៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

១៥.២. ក្របខ័ណ្ឌស្ថាប័ន

តួនាទីស្ថាប័នក្នុងការតាមដាន និងវាយតម្លៃការអនុវត្តថវិកា ត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា ដូចខាងក្រោមរវាង ក.ស.ហ.វ. និងស្ថាប័នអនុវត្តថវិកា ក្នុងការបំពេញគណនេយ្យភាពថវិកា។

១៥.២.១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក.ស.ហ.វ. មានតួនាទីពាក់ព័ន្ធ ដូចខាងក្រោម៖

- បំពេញការងារជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្ត ការតាមដាន និងការគ្រប់គ្រងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងរយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងសារាចរណែនាំពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- ពិនិត្យដោយបញ្ជាក់អនុលោមភាព និងផ្តល់អនុសាសន៍លើរបាយការណ៍សមិទ្ធកម្មរបស់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល
- អាចផ្ដើម និងដឹកនាំការវាយតម្លៃ តាមការចាំបាច់ និងតាមការជ្រើសរើស ដើម្បីវាស់វែងប្រសិទ្ធភាពនៃកម្មវិធី
- ដឹកនាំរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ និងការត្រួតពិនិត្យជាប្រចាំលើការគ្រប់គ្រងថវិកា
- មានកាតព្វកិច្ចក្នុងការកំណត់កាលបរិច្ឆេទនៃការផ្តល់ និងការកំណត់តម្លៃរបាយការណ៍ពាក់ព័ន្ធនានា និងការពង្រឹងសមត្ថភាពពាក់ព័ន្ធ។

១៥.២.២. ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល

រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន អភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រធានគ្រឹះស្ថានសាធារណៈរដ្ឋបាល មានភារកិច្ចពាក់ព័ន្ធ ដូចតទៅ៖

- ទទួលខុសត្រូវចំពោះការអនុវត្តថវិការបស់ស្ថាប័ន ឬ រដ្ឋបាលរបស់ខ្លួន និងការអនុវត្តវិធីសាស្ត្រសមិទ្ធកម្មដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន
- គោរពព្រំដែននៃសិទ្ធិអំណាចរបស់ខ្លួនដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានជាធរមានក្នុងការប្រមូលចំណូល និងការអនុវត្តចំណាយ
- ត្រួតពិនិត្យការអនុវត្តថវិការបស់ខ្លួន ជាពិសេស ត្រូវមានគណនេយ្យភាពចំពោះការកំណត់ និងលទ្ធផលនៃការអនុវត្តគោលនយោបាយអាទិភាពដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួន
- ចូលរួមផ្តល់របាយការណ៍ស្តីពីការអនុវត្តថវិកាឱ្យបានត្រឹមត្រូវតាមប្រភេទ ទម្រង់ និងកាលបរិច្ឆេទរបស់ក.ស.ហ.វ. ដើម្បីចូលរួមចំណែកក្នុងការធានាឱ្យការធ្វើសេចក្តីព្រាងច្បាប់ទូទាត់ថវិកា និងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ប្រព្រឹត្តទៅដោយរលូន និងតាមកាលវិភាគដែលបានកំណត់ដោយ ក.ស.ហ.វ.។

១៥.៣. គណនេយ្យភាពក្នុងការអនុវត្តថវិកា

គណនេយ្យភាពក្នុងការអនុវត្តថវិកាត្រូវបានកំណត់ដោយច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ តាមរយៈតម្រូវការរបាយការណ៍ ដូចខាងក្រោម៖

- របាយការណ៍ស្តីពីការអនុវត្តថវិកាដែលរៀបចំដោយ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលរបាយការណ៍នេះត្រូវមានទាំងរបាយការណ៍ហិរញ្ញវត្ថុស្តីពីការអនុវត្តថវិកា និងរបាយការណ៍សមិទ្ធកម្មនៃការអនុវត្តថវិកាតាមឆ្នាំសារពើពន្ធនីមួយៗ ដើម្បីបង្ហាញពីវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តថវិកាធៀបនឹងច្បាប់ និងក្របខ័ណ្ឌដទៃទៀតនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- របាយការណ៍ស្តីពីការអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងការខ្ចីប្រាក់ ការបោះផ្សាយមូលបត្ររដ្ឋ ការធានា និងការសន្យាធានាផ្នែកហិរញ្ញវត្ថុ ការទទួលហិរញ្ញប្បទានឥតសំណង និងចំណូលមានប្រភពមកពីការវិនិយោគលើអចលកម្មហិរញ្ញវត្ថុ និងព័ត៌មានចាំបាច់ផ្សេងទៀត ដែលត្រូវរៀបចំឡើងដោយ ក.ស.ហ.វ. (អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានពាក់ព័ន្ធ)
- របាយការណ៍អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុសាធារណៈ ដែលត្រូវរៀបចំដោយ ក.ស.ហ.វ. (អគ្គនាយកដ្ឋានគោលនយោបាយ) និងត្រូវរាយការណ៍ជូនរដ្ឋសភា និងព្រឹទ្ធសភា ពីរដងក្នុងមួយឆ្នាំ ពេលគឺនៅពេលពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងនៅពាក់កណ្តាលនៃឆ្នាំសារពើពន្ធនៃថវិកា។

១៥.៤. ក្របខ័ណ្ឌនៃការតាមដាន និងវាយតម្លៃ

ការតាមដាន និងវាយតម្លៃ ចែកចេញជាការតាមដានការអនុវត្តថវិកា និងការវាយតម្លៃលទ្ធផលនៃការអនុវត្តថវិកា។ ការតាមដាន ត្រូវពិនិត្យលើគុណភាពនៃការរៀបចំកម្មវិធី ការអនុវត្តកម្មវិធីនិងសមិទ្ធកម្ម និងការប្រើប្រាស់ធនធាន។ ការតាមដានការអនុវត្តថវិកា ផ្តោតជាលម្អិតលើ ១) ការតាមដាននូវការអនុវត្តសកម្មភាព, ចង្កោមសកម្មភាព និងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ ព្រមទាំងលទ្ធផលផ្ទាល់ ដែលមានលក្ខណៈជាការងារចរន្ត សំដៅរកបញ្ហារាំងស្ទះនៅតាមក្រសួង ស្ថាប័នសាមី, និង ២) ការត្រួតពិនិត្យ ឬ ពិនិត្យឡើងវិញលើការអនុវត្តអនុកម្មវិធី និងកម្មវិធី ព្រមទាំងលទ្ធផលក្នុងឆ្នាំ និងប្រសិទ្ធភាពកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ដែលត្រូវធ្វើឡើងមួយ ឬ ពីរដងក្នុងមួយឆ្នាំ ក្នុងកម្រិតថ្នាក់ដឹកនាំរបស់ស្ថាប័នអនុវត្តថវិកាសាមី និង ក.ស.ហ.វ.។

ការវាយតម្លៃ ត្រូវពិនិត្យលើវឌ្ឍនភាព និងសមិទ្ធកម្មដែលសម្រេចបានប្រចាំឆ្នាំ និងពហុឆ្នាំនៃកម្មវិធីរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ការវាយតម្លៃនេះ ត្រូវផ្តោតលើកម្មវិធីនិងរចនាសម្ព័ន្ធកម្មវិធី ព្រមទាំងលទ្ធផលចុងក្រោយ ដោយផ្សារភ្ជាប់ទៅនឹងប្រសិទ្ធភាពប្រតិបត្តិការ និងការវិភាជថវិកា។

ក្របខ័ណ្ឌនៃការតាមដាន និងវាយតម្លៃ ត្រូវបានបង្ហាញនៅក្នុងដ្យាក្រាម ១៥.១. ហើយដំណាក់កាលនៃការតាមដាន និងវាយតម្លៃ ត្រូវបានបង្ហាញនៅក្នុងដ្យាក្រាម ១៥.២.។ ជាមួយ, ការតាមដានផ្តោតលើធាតុចូល, ដំណើរការ, និងលទ្ធផលក្នុងឆ្នាំ ខណៈដែលការវាយតម្លៃផ្តោតលើលទ្ធផលចុងក្រោយ និងបច្ច័យទៅលើគោលនយោបាយទាំងមូល។

១៥.៤.២. ដំណើរការនៃការតាមដាន

១៥.៤.២.១. ការរៀបចំផែនការប្រចាំខែ និងប្រចាំត្រីមាស

ការតាមដាន និងវាយតម្លៃ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាមទារឱ្យការរៀបចំផែនការបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានដល់ការតាមដាន និងការរៀបចំរបាយការណ៍នៅឆ្នាំបន្ទាប់។ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល មានតួនាទីរៀបចំ និងដាក់ចេញនូវផែនការតាមដានប្រចាំឆ្នាំ និងប្រចាំឆមាស ដោយពិពណ៌នាលម្អិតអំពីមូលដ្ឋានសមិទ្ធកម្មសូចនាករទាំងអស់ ក្នុងក្របខ័ណ្ឌតាមដានការអនុវត្តផែនការរបស់អង្គភាពខ្លួន។ ផែនការតាមដានរួមមាន កម្មវិធីចំណូល ចំណាយថវិកា និងផែនការសមិទ្ធកម្ម ដែលជាមូលដ្ឋានសម្រាប់តាមដានការអនុវត្តជារៀងរាល់ខែ និងត្រីមាស នៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។

កម្មវិធីចំណូល ចំណាយ៖ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំផែនការសាច់ប្រាក់ចំណូល ចំណាយទៅតាមខែ និងត្រីមាស ដើម្បីជាមូលដ្ឋានតម្រេចចិត្តប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីសម្រេចឱ្យបាននូវផែនការសមិទ្ធកម្ម និងផ្តល់ភាពងាយស្រួល និងជឿសង្ឃឹការអនុវត្តចំណាយយ៉ាងតិចបំផុតនៅត្រីមាសណាមួយ។

ផែនការសមិទ្ធកម្ម៖ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំតារាងបញ្ជាក់សូចនាករ និងគោលដៅសូចនាករ តាមថេរវេលានីមួយៗ ដែលការរៀបចំនេះ ស្ថិតក្នុងដំណាក់កាលនៃការរៀបចំកម្មវិធីចំណូល ចំណាយ និងកែតម្រូវពេលវេលា ដែលថវិកាអនុម័ត។

ជានិច្ចវិធី, ផែនការទាំងពីរនេះ ត្រូវតែធានាឱ្យបាននូវសមាសធាតុភាព និងសង្គតិភាព ព្រមទាំងត្រូវបញ្ជូនមក ក.ស.ហ.វ. ដើម្បីពិនិត្យ និងអនុម័ត ដែលក្លាយជាមូលដ្ឋានសម្រាប់តាមដាន និងត្រួតពិនិត្យការអនុវត្ត។

១៥.៤.២.២. ការរៀបចំកិច្ចប្រជុំតាមដាននិងត្រួតពិនិត្យ

ក.ស.ហ.វ. ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យ ដូចជា៖

កម្រិតផ្ទៃក្នុង៖ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវមានកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យលើចង្កោមសកម្មភាព និងអនុកម្មវិធី, កិច្ចប្រជុំត្រួតពិនិត្យប្រចាំត្រីមាស ដើម្បីពិនិត្យលើកម្រិតកម្មវិធី និងប្រតិបត្តិការហិរញ្ញវត្ថុ, និងកិច្ចប្រជុំប្រចាំឆមាស និងប្រចាំឆ្នាំ ក្នុងកម្រិតស្ថាប័នទាំងមូល ដូចមានចែងលម្អិតក្នុងគោលការណ៍ណែនាំស្តីពីការតាមដាន និងវាយតម្លៃការអនុវត្តថវិកាសមិទ្ធកម្ម។

កម្រិតរាជរដ្ឋាភិបាល៖ ក.ស.ហ.វ. ត្រូវរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីពិនិត្យវឌ្ឍនភាពហិរញ្ញវត្ថុ និងសមិទ្ធកម្ម, កំណត់បញ្ហាប្រឈម និងវិធានការដោះស្រាយ។

១៥.៤.២.៣. ការរៀបចំរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកា

ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តថវិកាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូន ក.ស.ហ.វ. ដូចបានរៀបរាប់នៅក្នុងជំពូកទី១៤ ស្តីពីកិច្ចបញ្ជាក់គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍សមិទ្ធកម្ម ជាភាគព្វកិច្ចរបស់ស្ថាប័នអនុវត្តថវិកាដែលកំពុងអនុវត្តថវិកាកម្មវិធី។ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលអនុវត្តថវិកាកម្មវិធី ត្រូវត្រួតពិនិត្យ និងធ្វើរបាយការណ៍អំពីសមិទ្ធកម្ម ទៅតាមគំរូ និងកាលបរិច្ឆេទដូចមានចែងក្នុងគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី របស់ ក.ស.ហ.វ.។ រំហូរ និងកាលវិភាគនៃការធ្វើរបាយការណ៍សមិទ្ធកម្មមានដូចខាងក្រោម៖

- របាយការណ៍សមិទ្ធកម្មប្រចាំឆមាស ក្នុងកម្រិតចង្កោមសកម្មភាព និង/ឬ កម្រិតអនុកម្មវិធី យ៉ាងយូរ បំផុត ២០ ថ្ងៃបន្ទាប់ពីបញ្ចប់ឆមាសទី១ នៃឆ្នាំសារពើពន្ធ ផ្ញើមក ក.ស.ហ.វ.
- របាយការណ៍សមិទ្ធកម្មប្រចាំឆ្នាំ ក្នុងកម្រិតចង្កោមសកម្មភាពដល់កម្រិតកម្មវិធី យ៉ាងយូរបំផុតត្រឹមខែ មីនា នៃឆ្នាំសារពើពន្ធបន្ទាប់ ផ្ញើមក ក.ស.ហ.វ.។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុជាសេនាធិការ ត្រូវពង្រឹងយន្តការនៃការបូកសរុបរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកា (ទាំងរបាយការណ៍ការអនុវត្តថវិកា និងរបាយការណ៍សមិទ្ធកម្ម) ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

ក.ស.ហ.វ. មានភារកិច្ចរៀបចំរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ និងត្រូវវាយការណ៍ជូនរាជរដ្ឋាភិបាល ព្រមទាំងផ្សព្វផ្សាយជាសាធារណៈ។

១៥.៤.៣. ដំណើរការនៃការវាយតម្លៃ

នៅក្នុងក្របខ័ណ្ឌនៃការវាយតម្លៃការអនុវត្តថវិកា, ការវាយតម្លៃ ត្រូវកំណត់ជា ៤ កម្រិតគឺ កម្រិតយុទ្ធសាស្ត្រ, កម្រិតវិស័យ, កម្រិតគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, និងកម្រិតកម្មវិធី។ នៅក្នុងដំណើរការនៃការវាយតម្លៃការអនុវត្តថវិកា, ការវាយតម្លៃ អាចត្រូវបានធ្វើឡើងដោយក្រុមការងារវាយតម្លៃរបស់ក្រសួង ស្ថាប័ន ឬ រដ្ឋបាលថ្នាក់ក្រោមជាតិសាមី, ឬ ក្រុមការងារវាយតម្លៃរបស់ ក.ស.ហ.វ., ឬ ក្រុមការងារវាយតម្លៃចម្រុះ, ឬ ក្រុមការងារវាយតម្លៃឯករាជ្យ។

ក.ស.ហ.វ. ត្រូវចេញសេចក្តីណែនាំឱ្យគ្រប់ស្ថាប័នអនុវត្តថវិកាដែលទទួលខុសត្រូវការអនុវត្តថវិកាកម្មវិធីធ្វើការតាមដាន និងការវាយតម្លៃជាប្រចាំនូវការអនុវត្តកម្មវិធីរបស់ខ្លួនដោយផ្ដោតលើវឌ្ឍនភាពនៃការសម្រេចបាននូវគោលបំណង និងលទ្ធផលដែលបានគ្រោងទុកនៃកម្មវិធីពាក់ព័ន្ធនីមួយៗ។ ផ្អែកលើលទ្ធផល និងបទពិសោធដែលរកឃើញពីការតាមដាន និងវាយតម្លៃទាំងនេះ, ក.ស.ហ.វ. និងស្ថាប័នអនុវត្តថវិកា ត្រូវរួមគ្នាស្វែងរកចំណុចមូលដ្ឋាន ដើម្បីឈានទៅរកការធ្វើឱ្យប្រសើរឡើងនូវការវិភាគថវិកា តាមរយៈការកែសម្រួលរចនាសម្ព័ន្ធ និងខ្លឹមសារនៃកម្មវិធីនីមួយៗជាប្រចាំ។ ចំពោះកម្មវិធីដែលមានទំហំថវិកាធំ ឬ ហានិភ័យខ្ពស់ ឬ មានសារៈសំខាន់ខ្ពស់ផ្នែកគោលនយោបាយ ឬ មានបញ្ហាផ្នែកសមិទ្ធកម្ម, ស្ថាប័នអនុវត្តថវិកា ត្រូវធ្វើការវាយតម្លៃស៊ីជម្រៅអំពីប្រសិទ្ធភាពនៃកម្មវិធីទាំងនោះឱ្យបានទៀងទាត់ដោយផ្អែកលើការជ្រើសរើសប្រចាំឆ្នាំ និងតាមតម្រូវការជាក់ស្តែង។

ជាទូទៅក្នុងការវាយតម្លៃស៊ីជម្រៅនៃកម្មវិធីណាមួយ ស្ថាប័នអនុវត្តថវិកា (ប្រធានកម្មវិធី) ត្រូវពិចារណាប្រើលក្ខណៈវិនិច្ឆ័យចំនួន ៤ រួមមាន ១) ភាពពាក់ព័ន្ធ, ២) ប្រសិទ្ធភាព ៣) ផលប៉ះពាល់ និង ៤) និរន្តរភាព របស់កម្មវិធីក្នុងផលប្រយោជន៍នៃថវិកា។ ស្ថាប័នអនុវត្តថវិកា អាចស្នើមក ក.ស.ហ.វ. ឱ្យជួយគាំទ្រសមត្ថភាពក្នុងការវាយតម្លៃកម្មវិធី។

១៥.៤.៣.១. ការពិនិត្យលទ្ធផល និងរបាយការណ៍

ក្រុមការងារវាយតម្លៃ ត្រូវធ្វើរបាយការណ៍វាយតម្លៃបឋមទៅក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងត្រូវធ្វើបទបង្ហាញជូនប្រធានកម្មវិធី និងគណៈកម្មការត្រួតពិនិត្យសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីទទួលបានការឆ្លើយបំភ្លឺ។ បន្ទាប់មកក្រុមការងារវាយតម្លៃ ត្រូវធ្វើការកែសម្រួលរបាយការណ៍វាយតម្លៃរបស់ខ្លួនចំពោះចំណុចចាំបាច់ ប៉ុន្តែមិនមានន័យថា ត្រូវតែកែសម្រួលតាមអ្វីដែលភាគីប្រធានកម្មវិធីស្នើនោះឡើយ។ ជាចុងក្រោយ, ក្រុមការងារវាយតម្លៃ ត្រូវធ្វើរបាយការណ៍ចុងក្រោយជូន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងចម្លងជូន ក.ស.ហ.វ. ។

១៥.៤.៣.២. ការវាយតម្លៃការអនុវត្តថវិកាក្នុងក្របខ័ណ្ឌវិស័យ និងអនុវិស័យ

ក្នុងកាលៈទេសៈសមស្រប, ក.ស.ហ.វ. ត្រូវធ្វើការជ្រើសរើសយកគោលដៅ និងពេលវេលា តាមការចាំបាច់ដែលជាទូទៅក្នុងរង្វង់ប្រាំឆ្នាំម្តង ដើម្បីធ្វើការវាយតម្លៃការអនុវត្តថវិកាក្នុងក្របខ័ណ្ឌវិស័យ និងអនុវិស័យ ឬ ការអនុវត្តថវិកានៃស្ថាប័នអនុវត្តថវិកាសំខាន់ៗ ក្នុងគោលបំណងតម្រេកម្រងចំណាយទៅនឹងអាទិភាពគោលនយោបាយ និងកំណត់មុខសញ្ញាដែលអាចសន្សំសំចៃថវិកា។ ការវាយតម្លៃការអនុវត្តថវិកាក្នុងក្របខ័ណ្ឌវិស័យ និងអនុវិស័យ ឬ កម្រិតស្ថាប័នសំខាន់ៗនេះ ត្រូវផ្ដោតលើលក្ខណៈវិនិច្ឆ័យ និងទម្រង់នានាតាមសេចក្តីណែនាំលម្អិតដែលកំណត់ដោយ ក.ស.ហ.វ. ។



ជំពូកទី១៦

គ្រឹះស្ថានសាធារណៈរដ្ឋបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាល គឺជានីតិបុគ្គលនៃនីតិសាធារណៈ ដែលមានថវិកាស្វ័យ័ត និងទទួលបន្ទុក ចម្បងនូវបេសកកម្មផ្នែកសេវាសាធារណៈ មានជាអាទិ៍ សេវាមានលក្ខណៈរដ្ឋបាល, សង្គមកិច្ច, សន្តិសុខសង្គម, សុខាភិបាល, វប្បធម៌, អប់រំ, វិទ្យាសាស្ត្រ, និងបច្ចេកទេស។ គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ ត្រូវបង្កើតដោយ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ តាមការស្នើរមរបស់ក្រសួង ស្ថាប័ន ដែលជាអាណាព្យាបាលបច្ចេកទេស និង ក.ស.ហ.វ. ដែលជាអាណាព្យាបាលហិរញ្ញវត្ថុ។ គ្រឹះស្ថានសាធារណៈរដ្ឋបាល បាននិងកំពុងដំណើរការបច្ចុប្បន្ន ស្ថិតក្នុងវិស័យ ដូចជា សុខាភិបាល, កសិកម្ម, សង្គមកិច្ច, សន្តិសុខសង្គម, អប់រំ, ប្រៃសណីយ៍ និងទូរគមនាគមន៍, វប្បធម៌ និង វិចិត្រសិល្បៈ, ទេសចរណ៍, ការពារជាតិ, និងរដ្ឋបាល។

ជំពូកនេះចង្អុលបង្ហាញចំណុចសំខាន់ៗនៃការគ្រប់គ្រងគ្រឹះស្ថានសាធារណៈរដ្ឋបាល រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ក្របខ័ណ្ឌស្ថាប័ន
- ដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ការត្រួតពិនិត្យ និងវាយតម្លៃ
- កាតព្វកិច្ចសារពើពន្ធ
- សវនកម្ម និងអធិការកិច្ច។

១៦.១. ក្របខ័ណ្ឌគតិយុត្ត

គ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗ ត្រូវអនុលោមតាមបទប្បញ្ញត្តិ ដូចខាងក្រោម៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ស្តីពីសារពើពន្ធ
- ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ព្រះរាជក្រឹត្យស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថាន សាធារណៈរដ្ឋបាល
- អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

ព្រះរាជក្រឹត្យទាំងពីរខាងលើនេះ គឺជាបញ្ញត្តិគោលកំណត់អំពីបេសកកម្ម, បុព្វសិទ្ធិ, កាតព្វកិច្ច, សមាសភាព នៃក្រុមប្រឹក្សាភិបាល, ព្រមទាំងវិធានសម្រាប់អនុវត្តក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យលើគ្រឹះស្ថានសាធារណៈ រដ្ឋបាល។ គំរូនៃអនុក្រឹត្យស្តីពីការបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល មាននៅក្នុងឧបសម្ព័ន្ធនៃសេចក្តីសម្រេចជា ធរមានស្តីពីការដាក់ឱ្យអនុវត្តគំរូអនុក្រឹត្យស្តីពីការបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល។

ការបញ្ចូលគ្នា, ការបំបែកចេញ, ការកែប្រែ, និងការរំលាយគ្រឹះស្ថានសាធារណៈរដ្ឋបាល ក៏ត្រូវសម្រេចដោយ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ តាមការស្នើរមរបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស និង ក.ស.ហ.វ.។

១៦.២. ក្របខ័ណ្ឌស្ថាប័ន

១៦.២.១. អាណាព្យាបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវស្ថិតនៅក្រោមអាណាព្យាបាលចំនួន ២ គឺ ១) អាណាព្យាបាលបច្ចេកទេស និង ២) អាណាព្យាបាលហិរញ្ញវត្ថុ។

អាណាព្យាបាលបច្ចេកទេស មានភារកិច្ច ដូចតទៅ៖

- កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាលអនុវត្ត
- ពិនិត្យ និងសម្រេចផែនការអភិវឌ្ឍន៍របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ពិនិត្យ និងសម្រេចលើសេចក្តីព្រាងនៃគម្រោងថវិកាប្រចាំឆ្នាំរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ពិនិត្យ និងសម្រេចលើការស្នើចាត់តាំង ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងជម្រះបញ្ជីសារពើភណ្ឌ
- ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផ្នែកបច្ចេកទេសរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ដាក់វិធានការកែលម្អពាក់ព័ន្ធនឹងការអនុវត្តផ្នែកបច្ចេកទេសរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ពិនិត្យ និងសម្រេចអំពីរចនាសម្ព័ន្ធនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ស្នើតែងតាំងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល
- តែងតាំងមន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅគ្រឹះស្ថានសាធារណៈរដ្ឋបាល អនុលោមតាមបទប្បញ្ញត្តិជាធរមាន
- បំពេញភារកិច្ចផ្សេងទៀតដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

អាណាព្យាបាលហិរញ្ញវត្ថុ មានភារកិច្ច ដូចតទៅ៖

- ពិនិត្យ និងផ្តល់ការយល់ព្រមលើផែនការអភិវឌ្ឍន៍របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ពិនិត្យ និងសម្រេចលើគម្រោងថវិកាប្រចាំឆ្នាំរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ពិនិត្យ និងអនុម័តផែនការលទ្ធកម្មរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ពិនិត្យ និងសម្រេចលើការចាត់តាំង ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងជម្រះបញ្ជីសារពើភណ្ឌ
- ពិនិត្យ និងផ្តល់ការយល់ព្រម លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ពិនិត្យ និងសម្រេចលើសេចក្តីសម្រេចស្តីពីការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗ
- ពិនិត្យ និងសម្រេច ឬ ផ្តល់ការយល់ព្រមលើឯកសារផ្សេងទៀត តាមការស្នើរបស់អាណាព្យាបាល បច្ចេកទេស ស្របតាមបទប្បញ្ញត្តិជាធរមាន
- រៀបចំ និងដាក់ឱ្យអនុវត្តនូវវិធាន និងនីតិវិធីចំណូល ចំណាយ, បទដ្ឋានចំណូល ចំណាយ, និងបទដ្ឋាន គតិយុត្តទាំងឡាយដទៃទៀតពាក់ព័ន្ធនឹងហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បំពេញភារកិច្ចផ្សេងទៀតដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

អាណាព្យាបាលបច្ចេកទេស ត្រូវធ្វើជូនអាណាព្យាបាលហិរញ្ញវត្ថុ ជាលាយលក្ខណ៍អក្សរ នូវការសម្រេច ទាំងឡាយរបស់ខ្លួន និងរបស់ក្រុមប្រឹក្សាភិបាល ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ដើម្បី ពិនិត្យ និងសម្រេច មានជាអាទិ៍៖

- ផែនការអភិវឌ្ឍន៍គ្រឹះស្ថានសាធារណៈរដ្ឋបាល
- គម្រោងថវិកាប្រចាំឆ្នាំរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- ការចាត់ចែង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងការជម្រះបញ្ជីសារពើភណ្ឌ
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
- សេចក្តីសម្រេចស្តីពីការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗ
- សេចក្តីសម្រេចផ្សេងទៀត ដែលអាចមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ។

១៦.២.២. ក្រុមប្រឹក្សាភិបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលជាអង្គការដឹកនាំខ្ពស់បំផុត និង មានបេសកកម្មតម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់គ្រឹះស្ថាន ក្នុងក្របខ័ណ្ឌនៃកម្មវត្ថុ របស់សាមីគ្រឹះស្ថានសាធារណៈរដ្ឋបាល ដូចមានកំណត់ដោយព្រះរាជក្រឹត្យ ឬ អនុក្រឹត្យស្តីពីការបង្កើតគ្រឹះស្ថាន សាធារណៈរដ្ឋបាលនីមួយៗ។ ក្រុមប្រឹក្សាភិបាល ត្រូវមានសមាសភាពយ៉ាងតិច ៥ រូប និងយ៉ាងច្រើន ៩ រូប (ក្នុង ករណីចាំបាច់ អាចមានសមាសភាព ១១ រូប) ដែលក្នុងនោះ ត្រូវមានតំណាងក្រសួង ស្ថាប័នអាណាព្យាបាល បច្ចេកទេស និងតំណាងក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ និងអាចមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ប្រធាន និងសមាសភាពក្រុមប្រឹក្សាភិបាល ត្រូវតែងតាំងដោយអនុក្រឹត្យតាមការស្នើរបស់ក្រសួង ស្ថាប័នអាណា- ព្យាបាលបច្ចេកទេស។

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលមានភារកិច្ច ដូចតទៅ៖

- ពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍គ្រឹះស្ថានសាធារណៈរដ្ឋបាលរយៈពេលមធ្យម និងវែង
- ពិនិត្យ និងអនុម័តគម្រោងថវិកា និងផែនការលទ្ធកម្មប្រចាំឆ្នាំ
- ពិនិត្យ និងអនុម័តរបាយការណ៍គ្រប់គ្រងគ្រឹះស្ថានសាធារណៈរដ្ឋបាល មានជាអាទិ៍ របាយការណ៍ហិរ- ញ្ញវត្ថុ, របាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ, និងរបាយការណ៍លទ្ធកម្មសាធារណៈ
- កំណត់ការរៀបចំរចនាសម្ព័ន្ធ និងភារកិច្ចទូទៅរបស់អង្គភាពចំណុះគ្រឹះស្ថានសាធារណៈរដ្ឋបាល, គណៈកម្មាធិការ, និងគណៈកម្មការ តាមការចាំបាច់
- កំណត់នូវនីតិវិធីនៃការជ្រើសរើសបុគ្គលិក ការដំឡើងឋានន្តរស័ក្តិ ឬ ផ្តល់លាភការ និងប្រាក់ឧបត្ថម្ភ ផ្សេងៗ ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
- ពិនិត្យ និងអនុម័តលើការស្នើសុំកំណត់ក្របខ័ណ្ឌ និងចំនួនបុគ្គលិកប្រចាំឆ្នាំ
- ធ្វើការវាយតម្លៃលើលទ្ធផលសម្រេចបានប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ព្រមទាំងលើកវិធានការ កែតម្រូវសម្រាប់អនុវត្តបន្ត
- បំពេញភារកិច្ចផ្សេងទៀតដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

១៦.២.៣. នាយកគ្រឹះស្ថាន

នាយកគ្រឹះស្ថាន គឺជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាពប្រតិបត្តិនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយត្រូវបានតែងតាំង និងបញ្ចប់ពិតណែនដោយព្រះរាជក្រឹត្យតាមការស្នើរបស់នាយករដ្ឋមន្ត្រី ឬ ដោយអនុក្រឹត្យតាមការស្នើរបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស។ នាយកគ្រឹះស្ថាន ជាអាណាប័កផ្ទេរសិទ្ធិនៃថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលទទួលបានការប្រគល់សិទ្ធិដោយស្វ័យប្រវត្តិតពីក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស ដែលជាអាណាប័កដើមខ្សែ ដោយមានសិទ្ធិអំណាចក្នុងការបញ្ជា និងជម្រះចំណូល បញ្ជាចំណាយ ជម្រះបញ្ជី និងចេញអាណត្តិបើកប្រាក់ ស្របតាមច្បាប់ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន។ នាយកគ្រឹះស្ថានអាចផ្ទេរសិទ្ធិនេះបន្តឱ្យអាណាប័កជំនួស ដោយមានការយល់ព្រមពីអាណាប័កដើមខ្សែ។

នាយកគ្រឹះស្ថានសាធារណៈរដ្ឋបាលមានភារកិច្ច ដូចតទៅ៖

- រៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល
- អនុវត្តគោលនយោបាយយុទ្ធសាស្ត្រ, ផែនការសកម្មភាព, និងសេចក្តីសម្រេចផ្សេងៗ ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
- រៀបចំផែនការអភិវឌ្ឍន៍, គម្រោងថវិកាប្រចាំឆ្នាំ, និងផែនការលទ្ធកម្មប្រចាំឆ្នាំ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- រៀបចំរបាយការណ៍គ្រប់គ្រងគ្រឹះស្ថានសាធារណៈរដ្ឋបាល មានជាអាទិ៍៖ របាយការណ៍ហិរញ្ញវត្ថុ, របាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ, និងរបាយការណ៍លទ្ធកម្មសាធារណៈ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- បញ្ជូនបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលមកអាណាព្យាបាលបច្ចេកទេស និង ក.ស.ហ.វ.
- ធ្វើការបញ្ជាក់ក្នុងករណីចាំបាច់នូវភារកិច្ចរបស់អង្គភាពចំណុះនានានៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ស្នើរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ការកំណត់មុខងារ ក្របខ័ណ្ឌ និងចំនួនមន្ត្រីរាជការ និងបុគ្គលិករបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- គ្រប់គ្រង និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈជាធរមាន
- បំពេញមុខងាររដ្ឋបាល និងគ្រប់គ្រងទាំងឡាយដទៃទៀត ដែលត្រូវបានប្រគល់ឱ្យស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- បំពេញភារកិច្ចផ្សេងទៀតដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

១៦.២.៤. បុគ្គលិកគ្រឹះស្ថាន

បុគ្គលិករបស់គ្រឹះស្ថានមាន ២ ប្រភេទគឺ៖

- ១- **បុគ្គលិកអចិន្ត្រៃយ៍** គឺជាមន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ ដែលត្រូវបានតែងតាំងឱ្យបម្រើការងារនៅក្នុងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- ២- **បុគ្គលិកជាប់កិច្ចសន្យា** គឺជាបុគ្គលិកដែលគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសដើម្បីបំពេញការងារ តាមតម្រូវការចាំបាច់របស់ខ្លួន ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

១៦.៣. ដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

១៦.៣.១. ការរៀបចំថវិកា

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិការយៈពេលមធ្យម និងគម្រោងថវិកាប្រចាំឆ្នាំស្របទៅតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចូលរួមសម្រេចគោលបំណង គោលនយោបាយ និងកម្មវិធីរបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំថវិកាប្រចាំឆ្នាំ សូមយោងជំពូកទី៣ និងជំពូកទី៤ នៃគោលការណ៍ណែនាំរួមនេះ។

ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល គឺជាផែនការចំណូល និងចំណាយដែលទទួលបានការអនុម័តប្រចាំឆ្នាំនីមួយៗ ដែលត្រូវឆ្លុះបញ្ចាំងនូវគ្រប់ប្រភពចំណូល, គ្រប់មុខសញ្ញាចំណាយ, និងជាឧបសម្ព័ន្ធនៃថវិការបស់ក្រសួងអាណាព្យាបាលបច្ចេកទេស។ ចំណូលរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលរួមមាន ចំណូលផ្ទាល់, ការឧបត្ថម្ភពីថវិកាដ្ឋ, និងចំណូលផ្សេងទៀត។ ចំពោះចំណាយ ត្រូវឆ្លុះបញ្ចាំងគ្រប់មុខសញ្ញានៃការប្រើប្រាស់ពីគ្រប់ប្រភពឥណទាន។

ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំស្របតាមគោលបំណង គោលនយោបាយ និងកម្មវិធីដែលត្រូវបានកំណត់ដោយក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស និងដោយផ្អែកលើសារាចរណែនាំស្តីពីការរៀបចំថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល និងស្របតាមផែនការយុទ្ធសាស្ត្ររបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល។ គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតនៅក្រោមស្ថាប័នអាណាព្យាបាលបច្ចេកទេសដែលអនុវត្តថវិកាកម្មវិធី ត្រូវរៀបចំ និងអនុវត្តថវិកាឱ្យស្របតាមគោលការណ៍ណែនាំអំពីថវិកាកម្មវិធីរបស់ ក.ស.ហ.វ.។

ការគ្រប់គ្រងថវិកាស្វ័យ័តរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលរួមមាន អាណាព្យាបាលបច្ចេកទេស គឺជាអាណាប័កដើមខ្សែ នាយកគ្រឹះស្ថាន គឺជាអាណាប័កផ្ទេរសិទ្ធិ, និងការប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងកម្រិតមួយដោយលិខិតបទដ្ឋានពាក់ព័ន្ធក្នុងការគ្រប់គ្រង និងចាត់ចែងអនុវត្ត។ ចំណូល និងចំណាយរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវគោរពតាមវិធាននៃចំណាត់ថ្នាក់ និងការគ្រប់គ្រងដូចថវិកាដ្ឋ។ ចំពោះថវិកាដែលផ្តល់ហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ត្រូវគោរពតាមវិធាននៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ។

ចំណូល និងចំណាយរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវគ្រោងក្នុងថវិកាប្រចាំឆ្នាំរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងដំណើរការ និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធដូចក្នុងតារាង ១៦.១. ខាងក្រោម។

តារាង ១៦.១. ដំណើរការនៃការគ្រោងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ល.រ.	ដំណើរការ	ប្រតិទិន	អ្នកទទួលខុសត្រូវ
១	រៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ស្ថាប័នខ្លួន និង ចូលរួមរៀបចំផែនការយុទ្ធសាស្ត្រថវិកា របស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស	ចែងក្នុងសារាចរណែនាំស្តីពីការ រៀបចំផែនការយុទ្ធសាស្ត្រថវិកា	នាយកគ្រឹះស្ថាន
២	រៀបចំគម្រោងចំណូល ចំណាយថវិការបស់គ្រឹះស្ថាន សាធារណៈរដ្ឋបាលឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើមូលដ្ឋានសារាចរណែនាំស្តីពីបច្ចេក- ទេសនៃការរៀបចំគម្រោងថវិកា ដើម្បីដាក់ជូនក្រុម ប្រឹក្សាភិបាលពិនិត្យ និងអនុម័តមុនបញ្ជូនទៅក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេសពិនិត្យ និងសម្រេច។ ពិនិត្យ ផ្តល់ការបំភ្លឺ និង/ឬ កែតម្រូវតាមការចាំបាច់ (ករណីមានការជំទាស់របស់ក្រសួង ស្ថាប័នអាណាព្យា- បាល)។	មុនថ្ងៃទី ១ ខែកក្កដា	នាយកគ្រឹះស្ថាន និង ក្រុមប្រឹក្សាភិបាល
៣	បញ្ជូនគម្រោងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ទៅ ក.ស.ហ.វ. តាមរយៈក្រសួង ស្ថាប័នអាណាព្យា- បាលបច្ចេកទេស។	ត្រឹមថ្ងៃទី ១៥ ខែកក្កដា	នាយកគ្រឹះស្ថាន និងក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស
៤	ចូលមកពិភាក្សាកម្រិតជំនាញបច្ចេកទេស ដើម្បីពិ- ភាក្សាគម្រោងថវិការបស់ខ្លួន តាមការអញ្ជើញរបស់ ក.ស.ហ.វ.។ ក្នុងពេលពិភាក្សា ត្រូវរំលេចឱ្យឃើញ អំពីអតិរេក ឬ ឱនភាពថវិការបស់គ្រឹះស្ថានព្រមទាំង ការស្នើឧបត្ថម្ភធនពីរដ្ឋ។	ក្នុងខែកក្កដា	
៥	ចូលមកពិភាក្សាថវិកាកម្រិតថ្នាក់ដឹកនាំ	ក្នុងខែសីហា	
៦	រាយការណ៍អំពីលទ្ធផល នៃការពិភាក្សាថវិកាទាំងពីរ លើកជូនក្រុមប្រឹក្សាភិបាល និងកែសម្រួលគម្រោង ថវិកាប្រចាំឆ្នាំរបស់គ្រឹះស្ថានសាធារណៈ ដើម្បីបញ្ជូន មក ក.ស.ហ.វ.។	ដំណាច់ខែវិច្ឆិកា	នាយកគ្រឹះស្ថាន
៧	ចេញប្រកាសដាក់ឱ្យអនុវត្តថវិកាគ្រឹះស្ថានសាធារណៈ រដ្ឋបាលក្រោមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់- គ្រងប្រចាំឆ្នាំត្រូវអនុម័ត	ក្នុងខែមករានៃឆ្នាំអនុវត្តថវិកា ដែលបានអនុម័តរួច	ក.ស.ហ.វ.

១៦.៣.២. ការអនុវត្តថវិកា

ក្រោយពេលបានទទួលប្រកាសស្តីពីការបែងចែកឥណទានថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ពី ក.ស.ហ.វ., នាយកដ្ឋានគ្រឹះស្ថាន ទទួលបានសិទ្ធិជាអាណាប័កផ្ទេរសិទ្ធិដោយស្វ័យប្រវត្តិ ដើម្បីចាត់ចែងបញ្ហា និង ជម្រះចំណូល និងធ្វើប្រតិបត្តិការចំណាយស្របតាមច្បាប់ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន។

គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ថវិកាឧបត្ថម្ភធនរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវផ្តល់ជូនតាមត្រីមាស។ អគ្គនាយកដ្ឋានធនាគារជាតិ ត្រូវផ្ទេរថវិកាស្មើនឹងចំនួន ១/៤ នៃថវិកាឧបត្ថម្ភធនប្រចាំឆ្នាំរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលចូលគណនីប្រាក់- បញ្ជើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅអគ្គនាយកដ្ឋានធនាគារជាតិតាមការស្នើរបស់នាយកគ្រឹះស្ថាន។ គ្រប់ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបើកគណនីប្រាក់បញ្ញើនៅធនាគារជាតិជាចាំបាច់ លើកលែងតែមានបដិប្បញ្ញត្តិ ដែលកំណត់ដោយរដ្ឋមន្ត្រី ក.ស.ហ.វ.។ ការប្រើប្រាស់គណនីនៅធនាគារជាដៃគូណាមួយ ឬ ច្រើន សម្រាប់គ្រប់- គ្រងថវិកាដែលទទួលបានពីចំណូលផ្ទាល់ និងចំណូលផ្សេងៗទៀត ត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រី ក.ស.ហ.វ.។

គ្រឹះស្ថានសាធារណៈរដ្ឋបាលអាចរក្សាទុក និងប្រើប្រាស់ចំណែកនៃប្រាក់ចំណូលពីសេវាផ្ទាល់ សម្រាប់ ចំណាយ ដើម្បីទ្រទ្រង់ប្រតិបត្តិការចាំបាច់ប្រចាំថ្ងៃរបស់ខ្លួន តែមិនត្រូវរក្សាទុកចំណូលជាសាច់ប្រាក់នៅក្នុងបេឡា ឱ្យលើសពីទំហំនៃតម្រូវការប្រតិបត្តិការចាំបាច់ប្រចាំថ្ងៃឡើយ។ ក.ស.ហ.វ. ត្រូវរៀបចំសេចក្តីណែនាំលម្អិតអំពី នីតិវិធីនៃការកាត់ត្រាចំណូល ចំណាយ។ គណនេយ្យករប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវធ្វើការបូកសរុប ចំណូលដែលគ្រឹះស្ថានសាធារណៈរដ្ឋបាលទទួលបាន និងបង់ទៅអគ្គនាយកដ្ឋានធនាគារជាតិ និង/ឬ ធនាគារ ដៃគូ ឬ ធនាគារណាមួយតាមការកំណត់របស់រដ្ឋមន្ត្រី ក.ស.ហ.វ. ដើម្បីវាយការណ៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

តាមបញ្ញត្តិពាក់ព័ន្ធរបស់ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ, គ្រឹះស្ថានសាធារណៈរដ្ឋបាល មិនមានសិទ្ធិបោះផ្សាយមូលបត្ររយៈពេលខ្លី, មធ្យម, វែង, ឬ ចុះកិច្ចសន្យា ក្រោមរូបភាពទទួលបន្ទុកខ្លី ឬ ការធានាកិច្ចសន្យាឡើយ។

ចំណាយថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាកម្មវត្ថុនៃការឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យថវិកា នៃ ក.ស.ហ.វ. ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល។

ចំពោះការផ្ទេរឥណទានក្នុងជំពូកតែមួយនៃថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវធ្វើឡើងដោយ សេចក្តីសម្រេចរបស់នាយកគ្រឹះស្ថានក្រោយទទួលបានការឯកភាពពីអ្នកត្រួតពិនិត្យថវិកាប្រចាំគ្រឹះស្ថានសាធារណៈ រដ្ឋបាល។ សេចក្តីសម្រេចត្រូវចម្លងជូន ក្រុមប្រឹក្សាភិបាល និងអាណាព្យាបាលទាំងពីរ។

ការផ្ទេរឥណទានថវិកាកម្មវិធីសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាលអាចធ្វើឡើងពី កម្មវិធីមួយទៅកម្មវិធី មួយផ្សេងទៀត, អនុកម្មវិធីមួយទៅអនុកម្មវិធីមួយទៀតក្នុងកម្មវិធីតែមួយ, ឬ ចង្កោមសកម្មភាពផ្សេងគ្នា ឬ តែមួយក្នុង អនុកម្មវិធីដូចគ្នា។

នីតិវិធីក្នុងការអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវគោរពតាមវិធាន និងនីតិវិធីនៃការគ្រប់គ្រង ថវិកានិងគណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល លើកលែងតែការចំណាយរបស់គម្រោងហិរញ្ញប្បទានពី ដៃគូអភិវឌ្ឍន៍ ដែលត្រូវគោរពតាមវិធាននៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ។

អ្នកត្រួតពិនិត្យថវិកាប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល អាចយល់ព្រម ឬ មិនយល់ព្រមផ្តល់ទិដ្ឋាការចំណាយ ស្របតាមគោលការណ៍ហិរញ្ញវត្ថុជាធរមាន។ នាយកគ្រឹះស្ថានទទួលខុសត្រូវលើកិច្ចជម្រះបញ្ជី បន្ទាប់ពីការបញ្ជាទិញ កិច្ចសន្យាលទ្ធកម្មទំនិញ សំណង់ ឬ សេវានានា ត្រូវបានបំពេញរួចរាល់។ ការបោះផ្សាយអាណត្តិបើកប្រាក់របស់ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវឆ្លងកាត់ការត្រួតពិនិត្យហិរញ្ញវត្ថុ ពីអ្នកត្រួតពិនិត្យថវិកា។

មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវមានភារកិច្ចគ្រប់គ្រង និងចាត់ចែងការអនុវត្ត ថវិកា, តាមដានលទ្ធផលនៃការអនុវត្តថវិកា, និងសម្របសម្រួលសម្រាប់ការតាមដាន ត្រួតពិនិត្យ ការធ្វើអធិការកិច្ច

និងសវនកម្ម។ ការអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលផ្តល់សេវាសន្តិសុខសង្គម ត្រូវអនុវត្តតាម លិខិតបទដ្ឋានគតិយុត្តជាធរមាន។

១៦.៣.៣. កិច្ចលទ្ធកម្ម

ចំណាយថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ការទិញ ការជួសជុល ការសាងសង់ និងការជួល សេវា ត្រូវអនុលោមតាមវិធីសាស្ត្រ និងនីតិវិធីលទ្ធកម្មសាធារណៈដែលត្រូវបានកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈជាធរមាន។ គ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវគោរពតាមគោលការណ៍ តម្លាភាព ប្រសិទ្ធភាព ប្រកួតប្រជែង និងការសន្សំសំចៃ ក្នុងការគ្រប់គ្រងកិច្ចលទ្ធកម្ម និងត្រូវប្រកាន់យកនីតិវិធីប្រតិបត្តិលទ្ធកម្ម ដែលដាក់ឱ្យប្រើប្រាស់ទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធ ដោយអាស្រ័យលើប្រភពនៃថវិកាសម្រាប់កិច្ចលទ្ធកម្មនីមួយៗ។

កិច្ចលទ្ធកម្មរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវប្រតិបត្តិដោយអង្គភាពប្រតិបត្តិរបស់គ្រឹះស្ថានសាធារណៈ រដ្ឋបាលដែលគ្រប់គ្រង និងដឹកនាំអនុវត្តដោយគណៈកម្មាធិការលទ្ធកម្ម ដែលមាននាយកគ្រឹះស្ថានសាធារណៈ រដ្ឋបាលជាប្រធាន និងមានអង្គភាពលទ្ធកម្មជាលេខាធិការដ្ឋាន។ គណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម ត្រូវសម្រេចបង្កើតដោយនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយមានការយល់ព្រមពីក្រុមប្រឹក្សាភិបាល។ មន្ត្រី បម្រើការក្នុងអង្គភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល មិនអាចមានតួនាទីជាសមាជិកក្នុងគណៈកម្មាធិការ លទ្ធកម្មរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនោះទេ ស្របតាមបញ្ញត្តិជាធរមានស្តីអំពីគណៈកម្មាធិការលទ្ធកម្មរបស់ ស្ថាប័នអនុវត្តលទ្ធកម្មសាធារណៈ។

ក្នុងការងាររៀបចំផែនការ និងអនុវត្តកិច្ចលទ្ធកម្មប្រចាំឆ្នាំ គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបំពេញភារកិច្ច ដូចមានណែនាំក្នុងជំពូកទី៨ ចំណុច ៨.៤.។ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវធ្វើរបាយការណ៍លទ្ធកម្មប្រចាំ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំឱ្យបានទៀងទាត់ជូន ក.ស.ហ.វ. និងចម្លងជូនអាណាព្យាបាលបច្ចេកទេស។

១៦.៣.៤. កិច្ចបញ្ជាក់គណនេយ្យ

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវដកស្រង់គណនី និងអនុគណនីពីប្លង់គណនេយ្យសាធារណៈប្រើប្រាស់ តាមតម្រូវការ។ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវមានប្លង់គណនេយ្យដែលដកស្រង់ពីប្លង់គណនេយ្យសាធារណៈ។

គណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល រួមមាន៖

- គណនេយ្យទូទៅ ដែលគោរពទៅតាមគោលការណ៍ទ្វេភាគ ដែលឆ្លុះបញ្ចាំងគ្រប់ប្រតិបត្តិការថវិកា ប្រតិបត្តិការសាច់ប្រាក់ និងប្រតិបត្តិការជាមួយតតិយជន
- គណនេយ្យអចលនទ្រព្យ ទ្រព្យសកម្ម និងគណនេយ្យតម្លៃ
- គណនេយ្យវិភាគ ប្រសិនបើមានការចាំបាច់។

ការិយបរិច្ឆេទគណនេយ្យនៃគ្រឹះស្ថានសាធារណៈរដ្ឋបាលមានរយៈពេល១២ ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែ មករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ។

គ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុវត្តកិច្ចបញ្ជាក់គណនេយ្យទូទៅ គណនេយ្យរដ្ឋទេយ្យបុរេប្រទាន គណនេយ្យរដ្ឋទេយ្យចំណូល តាមគោលការណ៍ណែនាំ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាធរមាន។

គណនេយ្យករ មានភារកិច្ច ទទួល និងគ្រប់គ្រងចំណូល ទូទាត់ចំណាយ រក្សាទុកដាក់ និងគ្រប់គ្រងសាច់ប្រាក់ កាន់កាប់បញ្ជីគណនេយ្យ និងរក្សាទុកលិខិតយុត្តិការច្បាប់ដើម ព្រមទាំងចូលរួមរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល។

គណនេយ្យករ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដាក់ជូននាយក និងក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីពិនិត្យ និងអនុម័ត និងបញ្ជូនទៅក្រសួងអាណាព្យាបាលបច្ចេកទេស និង ក.ស.ហ.វ.។

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ឱ្យស្របតាមប្លង់គណនេយ្យ សាធារណៈ និងផ្ញើមក ក.ស.ហ.វ. ឱ្យបានទាន់ពេលវេលា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បញ្ជី និងឯកសារគណនេយ្យ ព្រមទាំងឯកសារ និងលិខិតយុត្តិការពាក់ព័ន្ធ ត្រូវរក្សាទុកដោយសុវត្ថិភាពសម្រាប់រយៈពេល ១០ ឆ្នាំ រាប់ពីថ្ងៃកាលបរិច្ឆេទនៃការបង្កើតឯកសារទាំងនោះ។

អតិរេករបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល និងត្រូវមានការទទួលស្គាល់ពីក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស និងក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ។ អតិរេកនេះ អាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍគ្រឹះស្ថានសាធារណៈរដ្ឋបាលផ្ទាល់ ឬ ជាកម្មវត្ថុនៃការបង់ចូលថវិការដ្ឋ។ ការចាត់ចែងអតិរេកនេះ ត្រូវមានការយល់ព្រមពីក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស និងក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ។ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានស្វ័យភាពហិរញ្ញវត្ថុ កាតព្វកិច្ចបង់អតិរេកចូលថវិការដ្ឋ ត្រូវកំណត់យ៉ាងតិច ១០% ក្នុងករណីពុំមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមានស្តីពីការបែងចែកទាំងនេះ។

ក្នុងគោលបំណងពង្រឹង និងពង្រីកគុណភាពសេវាប្រចាំថ្ងៃរបស់ខ្លួន គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបានអនុញ្ញាតឱ្យធ្វើសហប្រតិបត្តិការជាមួយដៃគូឯកជនក្នុងការផ្តល់សេវា សម្ភារៈ បរិក្ខារបច្ចេកទេស បំណិន និងជំនាញវិជ្ជាជីវៈ នៅក្នុងរង្វង់ឥណទានថវិកាប្រចាំឆ្នាំរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល។ រាល់កិច្ចសហប្រតិបត្តិការជាមួយដៃគូឯកជនមិនត្រូវជាបន្ទុកបន្ថែមនៃថវិការដ្ឋឡើយ។ វិធាន និងនីតិវិធីនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូឯកជនត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៦.៣.៥. ការវិនិយោគសាធារណៈរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ការវិនិយោគសាធារណៈរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ គោលការណ៍លម្អិតមានចែងក្នុងជំពូកទី១០ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ។

១៦.៣.៦. ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវទទួលខុសត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដូចមានណែនាំក្នុងជំពូកទី៩ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ទ្រព្យសម្បត្តិរដ្ឋដែលប្រើប្រាស់ និងគ្រប់គ្រងដោយគ្រឹះស្ថានសាធារណៈរដ្ឋបាល រួមមាន ១) ធនធានគ្រាដំបូងទទួលបានពីរដ្ឋ ដែលមានបញ្ជាក់ក្នុងតារាងតុល្យការ ភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាលចុះហត្ថលេខាពីក្រសួងអាណាព្យាបាលទាំងពីរ, ២) អំណោយពិតតិយជន, និង ៣) ទ្រព្យផ្ទាល់

ខ្លួនដែលរកបានក្រោយថ្ងៃបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាលតាមរយៈការអនុវត្តកិច្ចលទ្ធកម្ម ដែលត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបង្កើតគណៈកម្មការមួយហៅថា គណៈកម្មការរៀបចំបញ្ជីសារពើភណ្ឌដើម្បីរៀបចំបញ្ជីសារពើភណ្ឌរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមាននាយកគ្រឹះស្ថានជាប្រធាន។ ប្រធាននិងសមាជិក នៃគណៈកម្មការនេះ ត្រូវទទួលខុសត្រូវ និងចុះហត្ថលេខាលើបញ្ជីសារពើភណ្ឌ ដែលបានរៀបចំរួច។ ការរៀបចំ និងការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានចែងលម្អិតក្នុងជំពូកទី៩ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

លក្ខខណ្ឌ និងនីតិវិធីនៃការទិញ លក់ ដូរ ជួល ផ្ទេរ និងធ្វើការជម្រះបញ្ជីនូវទ្រព្យសម្បត្តិទាំងនោះ ត្រូវស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួង ស្ថាប័នអាណាព្យាបាលទាំងពីរ ហើយត្រូវស្របតាមច្បាប់ជាធរមាន ចំណែកលក្ខខណ្ឌ និងនីតិវិធីលម្អិតមានក្នុងជំពូកទី៩។ ក្នុងករណីដែលគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវធ្វើការរំលាយទ្រព្យសកម្ម ដែលជាចលនទ្រព្យ និងអចលនទ្រព្យ ត្រូវបង្វិលចូលជាកម្មសិទ្ធិរបស់រដ្ឋវិញ ក្រោយការជម្រះបញ្ជីតាមនីតិវិធីជាធរមាន។ ចំពោះទ្រព្យសកម្មជាប្រភេទត្រូវបង្វែរចូលគណនីទោលរតនាគារ។

១៦.៣.៧. គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

អនុលោមតាមបទប្បញ្ញត្តិ ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំស្របតាមគោលបំណងគោលនយោបាយ និងកម្មវិធីដែលកំណត់ ព្រមទាំងឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវជាអាណាព្យាបាលបច្ចេកទេស។

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវមានគណនេយ្យភាពចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិសាមីដែលជាអាណាព្យាបាលបច្ចេកទេស និង ក.ស.ហ.វ. ដែលជាអាណាព្យាបាលហិរញ្ញវត្ថុ។ កិច្ចប្រតិបត្តិការថវិកា ហិរញ្ញវត្ថុ និងគណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុវត្តតាមវិធាន និងនីតិវិធីនៃការគ្រប់គ្រងថវិកា និងគណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល។

វិធាន និងនីតិវិធីនៃការគ្រប់គ្រងថវិកា និងគណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវកំណត់ដោយអនុក្រឹត្យ។

១៦.៤. ការត្រួតពិនិត្យ និងវាយតម្លៃ

១៦.៤.១. កាតព្វកិច្ចរបាយការណ៍

អនុលោមតាមបទប្បញ្ញត្តិ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវផ្តល់ជូនអាណាព្យាបាលទាំងពីរ និងអ្នកត្រួតពិនិត្យថវិកាប្រចាំការ ក្នុងរយៈពេលយ៉ាងយូរ ១៥ ថ្ងៃ ក្រោយការត្រួតពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សាភិបាលនូវឯកសារ ដូចខាងក្រោម៖

- កំណត់ហេតុនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- ផែនការអភិវឌ្ឍន៍គ្រឹះស្ថាន
- គម្រោងថវិកាប្រចាំឆ្នាំ

- របាយការណ៍លទ្ធកម្មសាធារណៈ (ប្រចាំត្រីមាស ឆមាស និងឆ្នាំ)
- របាយការណ៍គ្រប់គ្រងប្រចាំឆ្នាំ
- របាយការណ៍ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ
- របាយការណ៍ហិរញ្ញវត្ថុ (ប្រចាំត្រីមាស ឆមាស និងឆ្នាំ)។

១៦.៤.២ ការតាមដាន និងវាយតម្លៃក្នុងក្របខ័ណ្ឌថវិកាកម្មវិធី

លើសពីការវាយការណ៍នូវរបាយការណ៍ពាក់ព័ន្ធនេះ គ្រឹះស្ថានសាធារណៈរដ្ឋបាល មានកាតព្វកិច្ចផ្តល់របាយការណ៍ និងចូលរួមក្នុងការតាមដាន និងវាយតម្លៃថវិកាកម្មវិធីតាមអាណាព្យាបាលបច្ចេកទេសរបស់ខ្លួន។

ជាមួយ, គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំរបាយការណ៍ពាក់ព័ន្ធ ព្រមទាំងផ្ញើជូនអាណាព្យាបាលបច្ចេកទេសទាំងពីរ ដូចខាងក្រោម៖

- របាយការណ៍ចំណូល ចំណាយថវិកាប្រចាំខែ, ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- របាយការណ៍សមិទ្ធកម្មពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំ
- របាយការណ៍ហិរញ្ញវត្ថុ។

១៦.៥. កាតព្វកិច្ចសារពើពន្ធ

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ ថ្ងៃ ក្រោយចាប់ផ្តើមធ្វើសកម្មភាពនៃបេសកកម្មគ្រឹះស្ថាន ឬ ក្រោយទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី លិខិតអនុញ្ញាតដោយក្រសួង ឬ ស្ថាប័នពាក់ព័ន្ធ។ ក្រោយការចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធច្បើយ ការជូនដំណឹង ឬ ការធ្វើបច្ចុប្បន្នភាពអំពីការផ្លាស់ប្តូរអាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុប្រតិបត្តិការ ការផ្ទេរ ឬ ការបញ្ឈប់ប្រតិបត្តិការ សមាសភាពអ្នកគ្រប់គ្រង ឬ អ្នកទទួលបន្ទុកកិច្ចការពន្ធ ត្រូវធ្វើក្នុងអំឡុងពេល ១៥ ថ្ងៃ ក្រោយការផ្លាស់ប្តូរ។ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំ ជូនរដ្ឋបាលសារពើពន្ធ ទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់ ទោះបីជាមាន ឬ គ្មានប្រាក់ពន្ធត្រូវបង់ក៏ដោយ។

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបានលើកលែងពន្ធប៉ាតង់ចំពោះសកម្មភាពណាដែលស្ថិតក្នុងក្របខ័ណ្ឌនៃការបំពេញបេសកកម្មផ្នែកសេវាសាធារណៈសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ ការឧបត្ថម្ភថវិកាពីរដ្ឋចំណូលពីកម្រៃសេវាសាធារណៈដែលស្ថិតក្នុងថវិកាឧបសម្ព័ន្ធក្រសួងអាណាព្យាបាលបច្ចេកទេស ឬ វិភាគទានផ្សេងៗ មិនមែនជាកម្មវត្ថុនៃអាករលើតម្លៃបន្ថែមឡើយ។ ឥណទានអាករលើធាតុចូលដែលគ្រឹះស្ថានសាធារណៈរដ្ឋបាលបានបង់ទៅឱ្យអ្នកផ្គត់ផ្គង់ មិនត្រូវបានអនុញ្ញាតជាឥណទានអាករ និងបង្វិលសងបានឡើយ។ គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបំពេញកាតព្វកិច្ចជាភ្នាក់ងារកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្ស ព្រមទាំងពន្ធអាករដទៃទៀត ស្របតាមលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ក.ស.ហ.វ. ត្រូវធ្វើសេចក្តីណែនាំ ឬ បច្ចុប្បន្នភាពសេចក្តីណែនាំអំពីកាតព្វកិច្ចសារពើពន្ធសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ស្របតាមលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

១៦.៦. សវនកម្ម និងអធិការកិច្ច

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវមានអង្គភាពសវនកម្មផ្ទៃក្នុងរបស់ខ្លួនដែលត្រូវបង្កើត, តែងតាំង, ផ្លាស់ប្តូរ, និងបញ្ចប់ភារកិច្ចដោយអាណាព្យាបាលបច្ចេកទេសតាមការស្នើរបស់ក្រុមប្រឹក្សាភិបាល។ គួរនាំទីរបស់សវនកម្មផ្ទៃក្នុង

គឺត្រូវវាយតម្លៃដោយឯករាជ្យនូវអនុលោមភាព ភាពសមស្រប និងសមហេតុផល នៃកិច្ចប្រតិបត្តិការទាំងឡាយ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល និងស័ក្តិសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ ផែនការ និងរបាយការណ៍សវនកម្ម ផ្ទៃក្នុង ត្រូវធ្វើជូនក្រុមប្រឹក្សាភិបាល និងក្រសួង ស្ថាប័នអាណាព្យាបាលទាំងពីរ។

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវស្ថិតក្រោមការធ្វើអធិការកិច្ចហិរញ្ញវត្ថុ សវនកម្ម តាមដាន ត្រួតពិនិត្យ ដោយអាណាព្យាបាលបច្ចេកទេស អាណាព្យាបាលហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។



ជំពូកទី១៧

សហគ្រាសសាធារណៈ

សហគ្រាសសាធារណៈ គឺជានីតិបុគ្គលដែលមានស្វ័យភាពហិរញ្ញវត្ថុ ព្រមទាំងមានដើមទុនទាំងអស់ ឬ ភាគច្រើនជាប់របស់រដ្ឋ។ សហគ្រាសសាធារណៈ មានបេសកកម្មបង្កលក្ខណៈដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាអាទិ៍ ក្នុងការបង្កើនតម្លៃធនធានធម្មជាតិ ការបង្កើតអាជីព និងធ្វើការប្រកួតប្រជែងក្រោមឥទ្ធិពលនៃទីផ្សារ។

សហគ្រាសសាធារណៈ ធ្វើកិច្ចប្រតិបត្តិការអាជីវកម្ម និងសេវាកម្ម ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ ដែល រួមមាន ១) ក្រោមបរិយាកាសនៃការប្រកួតប្រជែង និងក្រោមឥទ្ធិពលនៃទីផ្សារក្នុងគោលដៅពង្រីកការវិនិយោគ, ២) ក្រោមលក្ខខណ្ឌនៃការប្រកួតប្រជែងពេញលេញក្នុងទីផ្សារ និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្គត់ផ្គង់ទិន្នន័យសេវាសាធារណៈសម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន, និង ៣) ក្រោម លក្ខណៈសេដ្ឋកិច្ច ដូចគ្នាទៅនឹងសហគ្រាសឯកជន ស្របតាមវិធាននៃនីតិក្រមហ៊ុនពាណិជ្ជកម្ម។ សហគ្រាស សាធារណៈ ត្រូវស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួង ស្ថាប័នជំនាញ ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ តាម ការកំណត់ប្រភេទនៃសកម្មភាពរបស់សហគ្រាសនោះ។

សហគ្រាសសាធារណៈ បាននិងកំពុងដំណើរការក្នុងនោះរួមមាន ការផលិត និងផ្គត់ផ្គង់ទឹកស្អាត, ការចែកចាយអគ្គិសនី, ការបោះពុម្ព និងចែកចាយសៀវភៅសិក្សា, ការផ្តល់សេវាមន្ទីរពិសោធន៍សំណង់សាធារណការ, ការផ្តល់សេវាទូរគមនាគមន៍, ការផ្តល់សេវាកំពង់ផែអន្តរជាតិ, ការផ្តល់សេវាប្រៃសណីយ៍, ការផ្តល់សេវាឥណទាន អភិវឌ្ឍន៍វិស័យកសិកម្ម, និងការផ្តល់សេវាឥណទានអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម, ការផ្តល់សេវាទិញ លក់ស្រូវ, ការផ្តល់សេវាធានារ៉ាប់រងបន្ត, និងការផ្តល់សេវាជួញដូរមូលបត្រ ជាដើម។

ជំពូកនេះចង្អុលបង្ហាញចំណុចសំខាន់ៗនៃការគ្រប់គ្រងសហគ្រាសសាធារណៈ រួមមាន៖

- ក្របខ័ណ្ឌគតិយុត្ត
- ទម្រង់ និងការបង្កើតសហគ្រាសសាធារណៈ
- ការរំលាយ ការបញ្ចូលគ្នា និងការបំបែកចេញ
- រចនាសម្ព័ន្ធនៃការគ្រប់គ្រងសហគ្រាសសាធារណៈ
- ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃសហគ្រាសសាធារណៈ។

១៧.១. ក្របខ័ណ្ឌគតិយុត្ត

បញ្ញត្តិគោលក្នុងការគ្រប់គ្រងសហគ្រាសសាធារណៈ រួមមាន៖

- ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម
- ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- ច្បាប់ស្តីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
- ច្បាប់ស្តីពីសារពើពន្ធ

- ច្បាប់ស្តីពីការបោះឆ្នោត និងការជួញដូរមូលបត្រមហាជន
- អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ និងភាគកម្មសាធារណៈ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

ក្នុងករណីមិនមានចែងជាបទប្បញ្ញត្តិទាំងឡាយនៃបញ្ញត្តិគោលខាងលើ ការគ្រប់គ្រងលើគ្រប់ផ្នែករបស់សហគ្រាសសាធារណៈ ត្រូវអនុលោមតាមគោលការណ៍ និងបែបបទទាំងឡាយនៃនីតិក្រមហ៊ុនពាណិជ្ជកម្ម។

១៧.២. ទម្រង់ និងការបង្កើតសហគ្រាសសាធារណៈ

សហគ្រាសសាធារណៈ ត្រូវមានលក្ខណសម្បត្តិ ដូចខាងក្រោម៖

- នាមករណ៍ និងទីស្នាក់ការសហគ្រាស
- កម្មវត្ថុនៃការធ្វើអាជីវកម្ម សេវាកម្ម
- មានស្វ័យភាពហិរញ្ញវត្ថុ ក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម សេវាកម្ម
- លក្ខន្តិកៈសហគ្រាស
- ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ
- មានទ្រព្យសម្បត្តិសម្រាប់ដំណើរការអាជីវកម្ម សេវាកម្ម
- មានសិទ្ធិចុះកិច្ចសន្យា និងប្តឹង ឬ ការពារនៅតុលាការ
- ទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណី លើទង្វើរបស់អ្នកតំណាងស្របច្បាប់ ឬ និយោជិតរបស់ខ្លួន ក្នុងពេលបំពេញការងារជូនសហគ្រាស។

សហគ្រាសសាធារណៈ ធ្វើកិច្ចប្រតិបត្តិការអាជីវកម្ម សេវាកម្ម ក្នុងទម្រង់ជាក្រុមហ៊ុនរដ្ឋ (ក្រ.រ.), និងក្រុមហ៊ុនចម្រុះ (ក្រ.ច.)។

ក្រ.រ. គឺជាក្រុមហ៊ុនដែលមានដើមទុន (១០០ ភាគរយ) ទាំងអស់ជារបស់រដ្ឋ និងជាយន្តការនៃការផ្តល់សេវាសាធារណៈដែលបែងចែកជា ២ រួមមាន ១) ក្រុមហ៊ុនដែលធ្វើអាជីវកម្ម សេវាកម្ម មានលក្ខណៈប្រកួតប្រជែងពេញលេញ និង ២) ក្រុមហ៊ុនដែលទទួលបុព្វសិទ្ធិសាធារណៈ សម្រាប់ការធ្វើអាជីវកម្ម សេវាកម្មនូវមុខទំនិញបម្រើឱ្យសេចក្តីត្រូវការប្រចាំថ្ងៃដល់ប្រជាជនក្នុងតំបន់សេវារបស់ខ្លួន។ ក្រ.រ. ត្រូវបង្កើតឡើងដោយអនុក្រឹត្យ តាមការស្នើរមត្តាពី ក.ស.ហ.រ. និងក្រសួង ស្ថាប័នអាណាព្យាបាល។ អនុក្រឹត្យនេះ ត្រូវកំណត់ជាអាទិ៍អំពីកម្មវត្ថុរបស់ក្រុមហ៊ុនទម្រង់គតិយុត្ត ក្រសួងអាណាព្យាបាលបច្ចេកទេស របបត្រួតពិនិត្យដែលត្រូវអនុវត្ត និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល។ អាណាព្យាបាលបច្ចេកទេសទទួលខុសត្រូវបំពេញទម្រង់បែបបទនៃការបង្កើតក្រុមហ៊ុន ដោយរៀបចំលក្ខន្តិកៈរបស់ក្រុមហ៊ុន ដោយមានការព្រមព្រៀងពី ក.ស.ហ.រ., ចាត់ចែងចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម, និងបំពេញទម្រង់បែបបទទាំងអស់តាមគោលការណ៍ និងបែបបទទាំងឡាយនៃនីតិក្រមហ៊ុនពាណិជ្ជកម្ម។

ក្រ.ច. គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងតាមគោលការណ៍ និងតាមបែបបទទាំងឡាយ នៃនីតិក្រមហ៊ុនពាណិជ្ជកម្ម ហើយមានដើមទុនត្រូវកាន់កាប់រួមគ្នាដោយនីតិបុគ្គល ឬរូបវន្តបុគ្គល ឯកជន និងនីតិបុគ្គលសាធារណៈ។ កាលណាភាគកម្មសាធារណៈ មានលើសពី ៥០% នៃដើមទុន ឬ សិទ្ធិបោះឆ្នោត, ក្រ.ច. នោះត្រូវចាត់ទុកជាសហគ្រាសសាធារណៈ។ តំណាងរបស់រដ្ឋ នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ ក្រ.ច. ត្រូវចាត់តាំងដោយនាយករដ្ឋមន្ត្រីតាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.រ.។ តំណាងរបស់ ក្រ.រ. នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ ក្រ.ច. ត្រូវសម្រេច

ដោយក្រុមប្រឹក្សាភិបាលនៃ ក្រ.រ. ក្រោយពីមានការឯកភាពរបស់ ក.ស.ហ.រ.។ ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីរបស់តំណាងទាំងនេះក្នុងការបំពេញភារកិច្ចនៅក្នុងក្រុមប្រឹក្សាភិបាលនៃ ក្រ.ច. ត្រូវធ្លាក់លើរដ្ឋ ឬ លើ ក្រ.រ. តែការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌលើអ្នកតំណាងផ្ទាល់។

សហគ្រាសសាធារណៈ អាចធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងលិខិតបទដ្ឋានពាក់ព័ន្ធនានាជាធរមាន។ ក្នុងនោះ, សហគ្រាសសាធារណៈ មិនអាចធ្វើការបោះផ្សាយមូលបត្របំណុល ឬ ឧបករណ៍ហិរញ្ញវត្ថុ ដែលនាំឱ្យមានការកើតឡើងនៃបំណុល ឬ បន្ទុកហិរញ្ញវត្ថុផ្សេងទៀត ដោយផ្ទាល់ ឬ ដោយប្រយោល លើកលែងតែមានបដិប្បញ្ញត្តិចែងដោយច្បាប់។

១៧.៣. ការរំលាយ ការបញ្ចូលគ្នា និងការបំបែកចេញ

ការរំលាយ ការបញ្ចូលគ្នា និងការបំបែកចេញនៃសហគ្រាសសាធារណៈ ត្រូវសម្រេចដោយអនុក្រឹត្យ តាមការស្នើរមរបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស និងក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ ក្រោយមានការផ្តល់យោបល់ពីក្រុមប្រឹក្សាភិបាល។

រាល់ការរំលាយ ការបញ្ចូលគ្នា និងការបំបែកចេញនៃសហគ្រាសសាធារណៈ ចាំបាច់ត្រូវធ្វើការវាយតម្លៃទ្រព្យសម្បត្តិឡើងវិញ តាមនីតិវិធីជាធរមានជាមុន នៃសហគ្រាសដែលត្រូវរំលាយ ឬ បញ្ចូលគ្នា ឬ បំបែកចេញដោយគណៈកម្មការអន្តរក្រសួង ស្ថាប័នមួយ ដែលត្រូវដឹកនាំដោយក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ និងមានការចូលរួមក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស សម្រាប់ក្រុមហ៊ុនរដ្ឋ។ រីឯ ក្រុមហ៊ុនចម្រុះ ការជម្រុះបញ្ជីត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះ ដែលត្រូវដឹកនាំដោយក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ និងមានការចូលរួមក្រសួងស្ថាប័នអាណាព្យាបាលបច្ចេកទេសដែលភាគីរដ្ឋ និងភាគីម្ចាស់ភាគហ៊ុនឯកជន។

ទ្រព្យសកម្មជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរដ្ឋ ត្រូវបង្វិលចូលជាកម្មសិទ្ធិរបស់រដ្ឋ។ ទ្រព្យសកម្មជាវិបល្លាសត្រូវបង្វិលចូលគណនីទោលរតនាគារ ក្រោយពីការវាយតម្លៃទ្រព្យសម្បត្តិឡើងវិញ តាមនីតិវិធីជាធរមាន។

ទ្រព្យសកម្មជាទ្រព្យសម្បត្តិ និងជាវិបល្លាសរបស់ក្រុមហ៊ុនចម្រុះ ដែលជាចំណែករបស់ភាគីរដ្ឋ ត្រូវបង្វិលចូលជាកម្មសិទ្ធិរបស់រដ្ឋវិញ និងត្រូវបង្វិលចូលគណនីទោលរតនាគារ ក្រោយពីការវាយតម្លៃទ្រព្យសម្បត្តិឡើងវិញស្របតាមលក្ខន្តិកៈសហគ្រាស ឬ កិច្ចព្រមព្រៀងពាក់ព័ន្ធការបង្កើតសហគ្រាស និងនីតិវិធីជាធរមាន។

បទប្បញ្ញត្តិខាងលើនេះ មិនមែនជាឧបសគ្គរារាំងមិនឱ្យអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងបទបញ្ជាស្តីពីឯកជនភាវូបនីយកម្មសហគ្រាស និងទ្រព្យសកម្មរបស់រដ្ឋទេ។

១៧.៤. រចនាសម្ព័ន្ធគ្រប់គ្រងសហគ្រាសសាធារណៈ

រចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងស្ថាប័នរបស់សហគ្រាសសាធារណៈ រួមមាន អាណាព្យាបាលភាព និងម្ចាស់ភាគហ៊ុនរបស់រដ្ឋ, ក្រុមប្រឹក្សាភិបាល, គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល, អគ្គនាយក ឬ នាយកប្រតិបត្តិ, និងបុគ្គលិក។

១៧.៤.១. អាណាព្យាបាលភាព និងម្ចាស់ភាគហ៊ុនរបស់រដ្ឋ

សហគ្រាសសាធារណៈ មានអាណាព្យាបាល ២ ក្នុងនោះរួមមាន ១) អាណាព្យាបាលបច្ចេកទេសនៃក្រសួងស្ថាប័នជំនាញ ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ តាមការកំណត់ប្រភេទនៃសកម្មភាព, និង ២) អាណាព្យាបាលហិរញ្ញវត្ថុដែលជា ក.ស.ហ.រ.។

ម្ចាស់ភាគហ៊ុនរបស់រដ្ឋ គឺ ក.ស.ហ.វ.។ ក.ស.ហ.វ. មានភាពជាម្ចាស់កម្មសិទ្ធិ ដែលជាសេនាធិការក្នុងការ គ្រប់គ្រងសហគ្រាសសាធារណៈ និងគ្រប់គ្រង ចាត់ចែង ភាគហ៊ុនរបស់រដ្ឋ។

អាណាព្យាបាលបច្ចេកទេស មានសិទ្ធិអំណាច ដូចខាងក្រោម៖

- ណែនាំ តម្រង់ទិសក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការធ្វើអាជីវកម្ម សេវាកម្ម ដែលស្ថិតក្នុងដែនសមត្ថកិច្ច
- ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសនៃគម្រោងផែនការអាជីវកម្ម ផែនការវិនិយោគ និងការងារបច្ចេកទេសផ្សេងទៀត ដែលមានចែងក្នុងច្បាប់
- ជំទាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈ ពាក់ព័ន្ធនឹងផ្នែកបច្ចេកទេស។

អាណាព្យាបាលហិរញ្ញវត្ថុ មានសិទ្ធិអំណាច ដូចខាងក្រោម៖

- ពិនិត្យ និងផ្តល់ការយល់ព្រមលើគម្រោងថវិកា ហិរញ្ញវត្ថុ និងកិច្ចបញ្ជីកាតព្វកិច្ច ស្ថានភាពទ្រព្យសម្បត្តិរដ្ឋការបន្ថែម ឬ បន្ថយដើមទុន ព្រមទាំងសិទ្ធិតែងតាំងទាំងឡាយដែលកំណត់នៅក្នុងច្បាប់
- វាយតម្លៃ និងធ្វើការប្តូរសរុបលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសសាធារណៈ
- ជំទាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈ ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ។

១៧.៤.២. ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈ គឺជាអង្គការដឹកនាំខ្ពស់បំផុតនៅក្នុងសហគ្រាសសាធារណៈ និងត្រូវមានសមាជិកមិនត្រូវលើសពី ៧ រូប ដែលមានអាណត្តិ ៥ ឆ្នាំ ហើយអាចបន្តសារជាថ្មីបាន។ សហគ្រាសសាធារណៈត្រូវទុកអាសនៈមួយកន្លែងសម្រាប់តំណាងនិយោជិកនៃសហគ្រាសសាធារណៈ ដែលត្រូវបោះឆ្នោតជ្រើសរើសចេញពីនិយោជិក និងដោយនិយោជិករបស់សហគ្រាសសាធារណៈ។ ការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈ ត្រូវកំណត់ដោយអនុក្រឹត្យ។

ក្រុមប្រឹក្សាភិបាល ត្រូវកំណត់ទិសដៅ និងត្រួតពិនិត្យការគ្រប់គ្រងសហគ្រាស ព្រមទាំងធានាសនិទានភាព និងប្រសិទ្ធភាពនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់សហគ្រាស ក្នុងនោះរួមមានភារកិច្ចជាអាទិ៍៖

- កំណត់ ពិនិត្យ និងអនុម័តលើផែនការអាជីវកម្មអាទិភាព ព្រមទាំងគម្រោងអភិវឌ្ឍន៍រយៈពេលមធ្យម និងវែង
- ពិនិត្យ និងអនុម័តលើការស្នើរបស់សហគ្រាស នូវការបង្កើតសាខា ឬ ការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធការបន្ថែម ឬ ការបន្ថយដើមទុន
- ពិនិត្យ និងអនុម័តលើគម្រោងថវិកា ផែនការលទ្ធកម្ម និងគម្រោងវិនិយោគ ព្រមទាំងរំហូរសាច់ប្រាក់ប្រចាំឆ្នាំ
- ពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍លទ្ធកម្មសាធារណៈ និងរបាយការណ៍ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហគ្រាស
- ជំរុញការបង្កើត និងដំណើរការរបស់គណៈកម្មាធិការ និងគណៈកម្មការដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
- ភារកិច្ចផ្សេងទៀតដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ការរៀបចំ និងសកម្មភាពផ្សេងទៀតរបស់ក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈ មានដូចជា ការប្រជុំ និងក្លឹមបានការ ប្រតិទិន និងនីតិវិធីនៃការសម្រេចគម្រោងថវិកាសម្រាប់ការប្រព្រឹត្តទៅ និងការវិនិយោគព្រមទាំងផែនការហិរញ្ញប្បទាន ការសម្រេចលើរបាយការណ៍ស្តីពីសកម្មភាពប្រចាំឆ្នាំ តុល្យការ និងគណនីគ្រប់គ្រងព្រមទាំងឯកសារឧបសម្ព័ន្ធនានា ត្រូវអនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈជាធរមាន។

ក្នុងករណីធ្វើការបោះផ្សាយលក់មូលបត្រមហាជន សហគ្រាសសាធារណៈ ត្រូវធ្វើការកែសម្រួលសមាសភាពក្រុមប្រឹក្សាភិបាលរបស់សហគ្រាសសាធារណៈសាមី ដែលត្រូវមានសមាជិកអភិបាលយ៉ាងតិច ២ រូបក្នុងសមាសភាពចាស់ត្រូវជំនួសដោយអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន។ សមាសភាពក្រុមប្រឹក្សាភិបាលថ្មី ត្រូវកំណត់ជាផ្លូវការដោយអនុក្រឹត្យតាមការស្នើរបស់អាណាព្យាបាលបច្ចេកទេស។ សហគ្រាសសាធារណៈក្នុងករណីនេះ ត្រូវផ្លាស់ប្តូរទម្រង់ពីក្រុមហ៊ុនរដ្ឋ (ក្រ.រ.) ទៅជាក្រុមហ៊ុនចម្រុះ (ក្រ.ច.) ដោយការចុះបញ្ជីលក់មូលបត្រលើទីផ្សារ។ ការប្រែប្រួលនៃក្រុមប្រឹក្សាភិបាល ត្រូវរាយការណ៍ទៅតាមបញ្ញត្តិ និងទម្រង់លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានរដ្ឋបាលនានា ដែលមានជាធរមាន និងតម្រូវដោយអាជ្ញាធរពាក់ព័ន្ធមានជាអាទិ៍ក្រសួងពាណិជ្ជកម្ម ផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា។

១៧.៤.៣. គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល

សហគ្រាសសាធារណៈ ត្រូវមានគណៈកម្មាធិការមួយ ឬ ច្រើនរបស់ក្រុមប្រឹក្សាភិបាល ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គណៈកម្មាធិការនីមួយៗ ត្រូវរាយការណ៍អំពីលទ្ធផលការងារ និងការវាយតម្លៃលើស្ថានភាពរបស់សហគ្រាសពាក់ព័ន្ធ។ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការ ព្រមទាំងលក្ខខណ្ឌតុល្យវិធី និងនីតិវិធីនៃការជ្រើសរើសសមាជិកគណៈកម្មាធិការនីមួយៗ ត្រូវកំណត់លក្ខន្តិកៈសហគ្រាស និង/ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសហគ្រាសសាធារណៈជាធរមាន។

១៧.៤.៤. អគ្គនាយក ឬ នាយកប្រតិបត្តិ

អគ្គនាយក ឬ នាយកប្រតិបត្តិនៃសហគ្រាសសាធារណៈ គឺជាអភិបាលប្រតិបត្តិដែលមានអាណត្តិ ៤ ឆ្នាំ និងត្រូវតែងតាំងដោយអនុក្រឹត្យតាមការស្នើរបស់ក្រសួងអាណាព្យាបាលបច្ចេកទេស ព្រមទាំងបំពេញមុខងារក្នុងលក្ខខណ្ឌនៃការប្រគល់សិទ្ធិអំណាចដោយអនុលោមតាមព្រះរាជក្រឹត្យ ឬ អនុក្រឹត្យស្តីពីការបង្កើតសហគ្រាសសាធារណៈ និងមានភារកិច្ច ដូចខាងក្រោម៖

- រៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល
- អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
- រៀបចំផែនការ គម្រោង និងរបាយការណ៍នានារបស់សហគ្រាស ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត មានជាអាទិ៍ ផែនការអភិវឌ្ឍន៍សហគ្រាស, គម្រោងថវិកាប្រចាំឆ្នាំ, ផែនការលទ្ធកម្មប្រចាំឆ្នាំ, របាយការណ៍គ្រប់គ្រងសហគ្រាស របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងរបាយការណ៍លទ្ធកម្មសាធារណៈ, និងការស្នើរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ការកំណត់មុខងារ ក្របខ័ណ្ឌ និងចំនួនមន្ត្រីរាជការ និងបុគ្គលិក

- រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់របស់សហគ្រាស ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- គ្រប់គ្រង និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈជាធរមាន
- ជាអ្នកតំណាងស្របច្បាប់របស់សហគ្រាសក្នុងការធ្វើទំនាក់ទំនងជាមួយតតិយជន
- បំពេញមុខងាររដ្ឋបាល និងគ្រប់គ្រងទាំងឡាយដទៃទៀត ដែលត្រូវបានប្រគល់ឱ្យស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- បំពេញភារកិច្ចផ្សេងទៀតដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

១៧.៤.៥. មន្ត្រីត្រួតពិនិត្យសហគ្រាសសាធារណៈ

មន្ត្រីត្រួតពិនិត្យសហគ្រាសសាធារណៈ ជាមន្ត្រីជំនាញរបស់ ក.ស.ហ.វ ដែលត្រូវបានដាក់ឱ្យនៅអមតាមសហគ្រាសសាធារណៈ និងទទួលបន្ទុកតាមដានជាប្រចាំនូវការប្រព្រឹត្តទៅរបស់សហគ្រាសសាធារណៈ និងផ្តល់ព័ត៌មានជូនអាជ្ញាធរអាណាព្យាបាល ជាពិសេស លើស្ថានភាពហិរញ្ញវត្ថុ មានសិទ្ធិចូលរួម និងជូនយោបល់អំពីបញ្ហាដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួននៅក្នុងការប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងមានសិទ្ធិត្រួតពិនិត្យប្រក្រតីភាពនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលអាចជំទាស់ដល់ការប្រតិបត្តិនៃសេចក្តីសម្រេចនោះ និងត្រូវរាយការណ៍ជាបន្ទាន់ជូន ក.ស.ហ.វ. ឬ អាណាព្យាបាលបច្ចេកទេសនៃសហគ្រាសសាធារណៈអំពីការជំទាស់របស់ខ្លួន។ មន្ត្រីត្រួតពិនិត្យសហគ្រាសសាធារណៈ ត្រូវបានតែងតាំង និងបញ្ឈប់ពីតំណែង ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ. ឬ ដោយអនុក្រឹត្យ តាមការស្នើរបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស។

១៧.៤.៦. បុគ្គលិក

បុគ្គលិកសហគ្រាសសាធារណៈ ត្រូវស្ថិតនៅក្រោមលក្ខន្តិកៈដោយឡែក ដែលសម្រេចដោយក្រុមប្រឹក្សាភិបាល និងក្រោមអំណាចនៃច្បាប់ឯកជន លើកលែងតែមន្ត្រីរាជការដែលត្រូវបានតែងតាំងឱ្យកាន់កាប់តំណែងជាអ្នកដឹកនាំ (សំដៅដល់ ប្រធានអគ្គនាយក អគ្គនាយក ឬ អគ្គនាយករង) សហគ្រាសសាធារណៈ។

១៧.៥. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់សហគ្រាសសាធារណៈ

១៧.៥.១. កិច្ចដំណើរការថវិកា

ការរៀបចំគម្រោងថវិកាប្រតិបត្តិការ និងវិនិយោគសម្រាប់ឆ្នាំនីមួយៗ ត្រូវផ្សារភ្ជាប់នឹងស្ថានភាពអាជីវកម្មសេវាកម្ម និងគោលដៅវិនិយោគរបស់សហគ្រាស។ គម្រោងថវិកា ត្រូវរៀបចំដោយអគ្គនាយក ឬ នាយកប្រតិបត្តិ និងដាក់ជូនក្រុមប្រឹក្សាភិបាល ពិនិត្យ និងអនុម័តយ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែវិច្ឆិកា នៃឆ្នាំនីមួយៗ។ គម្រោងថវិកា ត្រូវទទួលការយល់ព្រមពីអាណាព្យាបាលបច្ចេកទេស បន្ទាប់ពីការផ្តល់យោបល់ឯកភាពរបស់ ក.ស.ហ.វ. ក្នុងរយៈពេលអតិបរិមា ១ ខែ គិតចាប់ពីថ្ងៃដែលឯកសារមកដល់ក្រសួងអាណាព្យាបាលបច្ចេកទេស។ គម្រោងថវិការបស់សហគ្រាសសាធារណៈ ត្រូវឆ្លុះបញ្ចាំងអំពីធនធានចាំបាច់ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអាជីវកម្មរយៈពេលមធ្យម និងវែងរបស់សហគ្រាសសាធារណៈ។

វិធាន និងនីតិវិធីនៃការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុរបស់សហគ្រាសសាធារណៈ ត្រូវកំណត់ដោយអនុក្រឹត្យតាមការស្នើរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

១៧.៥.២ ការគ្រប់គ្រងការវិនិយោគសាធារណៈ

សហគ្រាសសាធារណៈ ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និង លិខិតបទដ្ឋានពាក់ព័ន្ធជាធរមាន។ ការផ្តល់ឥណទានរបស់រដ្ឋ ត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម៖

- សម្រាប់ហិរញ្ញប្បទានកម្មវិធី ឬ គម្រោង ក្នុងកម្មវិធីវិនិយោគសាធារណៈ ដែលមានផលិតភាពសេដ្ឋកិច្ចខ្ពស់ ឬ តាមការសម្រេចជាយថាហេតុរបស់នាយករដ្ឋមន្ត្រី
- សម្រាប់ហិរញ្ញប្បទានកម្មវិធី ឬ គម្រោង ដែលត្រូវវាយតម្លៃហានិភ័យរួចរាល់
- សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និង គុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
- ទំហំឥណទាន ត្រូវស្ថិតក្នុងកម្រិតកំណត់របស់ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ត្រូវគិតការប្រាក់ និងកម្រៃពាក់ព័ន្ធផ្សេងទៀត។

១៧.៥.៣. លទ្ធកម្មសាធារណៈ

ការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យការងារលទ្ធកម្មរបស់សហគ្រាសសាធារណៈ ត្រូវអនុលោមតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ដើម្បីធានានូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការប្រកួតប្រជែងរបស់សហគ្រាសសាធារណៈ, រដ្ឋមន្ត្រី ក.ស.ហ.វ. អាចចេញលិខិតបទដ្ឋានគតិយុត្តបន្ថែម សម្រាប់ការអនុវត្តកិច្ចលទ្ធកម្មសម្រាប់សហគ្រាសសាធារណៈ។

ដោយឡែក, កិច្ចលទ្ធកម្មគម្រោងដែលមានប្រភពថវិកាពីហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ត្រូវប្រតិបត្តិតាមនីតិវិធីរួមសម្រាប់ការគ្រប់គ្រងលទ្ធកម្មគម្រោងជាធរមាន។

១៧.៥.៤. ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

សហគ្រាសសាធារណៈ ត្រូវគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិសហគ្រាស និងត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

១៧.៥.៥. ការគ្រប់គ្រងគណនេយ្យ

សហគ្រាសសាធារណៈ ត្រូវកាន់កាប់បញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដារគណនេយ្យ និងត្រូវអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មផ្សេងទៀត ដែលមានចែងក្នុងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់សហគ្រាសសាធារណៈ ត្រូវកំណត់រយៈពេល ១២ ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ។

សហគ្រាសសាធារណៈ ត្រូវរក្សាទុកនូវរាល់ឯកសារគណនេយ្យរបស់ខ្លួនឱ្យបានគង់វង្សនៅក្នុងរយៈពេលយ៉ាងតិច ១០ ឆ្នាំ គិតចាប់ពីការបរិច្ឆេទនៃការបង្កើតឯកសារ។

១៧.៥.៦. របបសារពើពន្ធ

លើកលែងតែមានបទប្បញ្ញត្តិដែលចែងដោយច្បាប់ សហគ្រាសសាធារណៈ ត្រូវបំពេញកាតព្វកិច្ចពន្ធ និង អាករ ស្របតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីសារពើពន្ធដូចសហគ្រាសឯកជន។

១៧.៥.៧. កាតព្វកិច្ចរបាយការណ៍របស់សហគ្រាសសាធារណៈ

សហគ្រាសសាធារណៈ ត្រូវផ្តល់ជូនអាណាព្យាបាលបច្ចេកទេស, អាណាព្យាបាលហិរញ្ញវត្ថុ, និងមន្ត្រីត្រួតពិនិត្យ រដ្ឋអមសហគ្រាសនូវឯកសារ ដូចខាងក្រោម មិនឱ្យលើសពី ១០ ថ្ងៃ ក្រោយការពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សាភិបាល៖

- កំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាល
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- ផែនការអភិវឌ្ឍន៍សហគ្រាស
- គម្រោងថវិកាប្រចាំឆ្នាំរបស់សហគ្រាស
- របាយការណ៍គ្រប់គ្រងសហគ្រាសមានជាអាទិ៍ របាយការណ៍ស្ថានភាពអាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍លទ្ធកម្មសាធារណៈ និងរបាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

១៧.៥.៨. សវនកម្មនិងអធិការកិច្ចហិរញ្ញវត្ថុ

អាណាព្យាបាលបច្ចេកទេស និងអាណាព្យាបាលហិរញ្ញវត្ថុ អាចចាត់មន្ត្រីមានសមត្ថកិច្ចឱ្យធ្វើអធិការកិច្ច សវនកម្ម តាមដាន និងត្រួតពិនិត្យលើកិច្ចប្រតិបត្តិការនានារបស់សហគ្រាសសាធារណៈ តាមការចាំបាច់ ដោយ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ការគ្រប់គ្រងសហគ្រាសសាធារណៈ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យនៃអគ្គាធិការដ្ឋាន នៃ ក.ស.ហ.វ. ក្នុងករណីដែលមានការចាំបាច់។

សហគ្រាសសាធារណៈ ត្រូវបង្កើតឱ្យមានអង្គភាពសវនកម្មផ្ទៃក្នុង ដែលតែងតាំង, ផ្លាស់ប្តូរ, និងបញ្ចប់ភារកិច្ច ដោយអគ្គនាយកតាមការស្នើរបស់ក្រុមប្រឹក្សាភិបាល និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ តួនាទីរបស់សវនកម្មផ្ទៃក្នុង ត្រូវវាយតម្លៃដោយឯករាជ្យ និងសត្យានុម័ត នៃកិច្ចប្រតិបត្តិការទាំងឡាយរបស់សហគ្រាសសាធារណៈ និងស័ក្តិសិទ្ធិភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ ផែនការ និងរបាយការណ៍សវនកម្មផ្ទៃក្នុង ត្រូវវាយការណ៍ដោយផ្ទាល់ទៅក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសសាធារណៈ ត្រូវស្ថិតក្រោមការធ្វើសវនកម្មដោយសវនករឯករាជ្យ ដែលតែងតាំងដោយក្រុមប្រឹក្សាភិបាល។



ជំពូកទី១៨

សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ

សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ ជាដំណាក់កាលនៃការពិនិត្យឡើងវិញ នូវការរៀបចំ និងអនុវត្តថវិកា ដើម្បីធានាវិន័យក្នុងការអនុវត្តនីតិវិធីកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង តម្លាភាព គណនេយ្យភាព និងភាពគ្រប់ជ្រុងជ្រោយនៃថវិកាជាតិ។ ការងារសវនកម្ម និងអធិការកិច្ច ត្រូវធ្វើឡើងដោយអង្គភាព/ស្ថាប័នមានសមត្ថកិច្ចផ្សេងៗគ្នាក្នុងរូបភាពដោយផ្ទាល់ និងដោយប្រយោលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចមានបង្ហាញនៅក្នុងតារាង ១៨.១. ខាងក្រោម។

តារាង ១៨.១. សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល

អង្គភាពសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ		
ល.រ.	អង្គភាព	ភារកិច្ច
១	អគ្គនាយកដ្ឋាន/នាយកដ្ឋាន/អង្គភាពសវនកម្មផ្ទៃក្នុងរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាស សាធារណៈ និងគ្រឹះស្ថានសាធារណៈ រដ្ឋបាល	ធ្វើសវនកម្មលើអនុលោមភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់សាមីក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែលនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈ រដ្ឋបាល។
២	អគ្គាធិការដ្ឋានរបស់ ក.ស.ហ.វ.	ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមានការអនុវត្តចំណូល ចំណាយថវិការដ្ឋ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
៣	អាជ្ញាធរសវនកម្មជាតិ	ធ្វើសវនកម្មផ្ទៃក្រៅ។
អង្គភាពអធិការកិច្ច និងសវនកម្មដែលពាក់ព័ន្ធដោយប្រយោលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ		
ល.រ.	អង្គភាព	ភារកិច្ច
៤	អគ្គាធិការដ្ឋានតាមបណ្តាក្រសួង ស្ថាប័ន	ធ្វើអធិការកិច្ចក្នុងសមត្ថកិច្ចរបស់សាមីក្រសួង ស្ថាប័ន។
៥	ក្រសួងមុខងារសាធារណៈ	ធ្វើអធិការកិច្ចលើការងារមុខងារសាធារណៈ។
៦	ក្រសួងអធិការកិច្ច	ធ្វើអធិការកិច្ចលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភ ដោយអំណាច និងបាតុភាពអសកម្មនានា។

ជំពូកនេះផ្តោតលើតែសវនកម្មផ្ទៃក្នុង, អធិការកិច្ចហិរញ្ញវត្ថុ, និងទំនាក់ទំនងជាមួយនឹងសវនកម្មផ្ទៃក្រៅ ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះ។

១៨.១. ក្របខ័ណ្ឌគតិយុត្ត

លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដែលទាក់ទងនឹងសវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ រួមមានដូចខាងក្រោម៖

សវនកម្មផ្ទៃក្នុង

លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សម្រាប់ការធ្វើសវនកម្មផ្ទៃក្នុង មានដូចជា៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- ច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
- អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង
- អនុក្រឹត្យស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន។


អធិការកិច្ចហិរញ្ញវត្ថុ

លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សម្រាប់ការធ្វើអធិការកិច្ចហិរញ្ញវត្ថុ មានដូចជា៖

- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ,
- អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក.ស.ហ.វ.,
- អនុក្រឹត្យស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច,
- អនុក្រឹត្យស្តីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ
- លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន។

ទិដ្ឋភាពរួមនៃសវនកម្មផ្ទៃក្នុង, អធិការកិច្ចហិរញ្ញវត្ថុ, និងទំនាក់ទំនងជាមួយនឹងសវនកម្មផ្ទៃក្រៅ (អាជ្ញាធរសវនកម្មជាតិ) មានសង្ខេបក្នុងដ្យាក្រាម ១៨.១. ខាងក្រោមនេះ។

ដ្យាក្រាម ១៨.១. រូបភាពរួមនៃការរាយការណ៍របស់សវនកម្មផ្ទៃក្នុង អធិការកិច្ចហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ



សម្គាល់	បរិយាយ
—	រាយការណ៍ផ្ទាល់
- - -	រាយការណ៍ដោយប្រយោលតាមរយៈការបញ្ជូនរបាយការណ៍

១៨.២. សវនកម្មផ្ទៃក្នុង

ការងារសវនកម្មផ្ទៃក្នុងនៅតាមបណ្តាក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល នៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវតែងតែរក្សាជ្រុងជ្រោយប្រតិបត្តិការដែលខ្លួនត្រូវធ្វើសវនកម្ម និងវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងលើមុខងារហិរញ្ញវត្ថុ រដ្ឋបាល និងប្រតិបត្តិការ ដើម្បីជំនួយសម្រាប់រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល

គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ការងារសវនកម្មផ្ទៃក្នុង មានរួមបញ្ចូលទាំងសវនកម្មសមិទ្ធកម្ម និងសវនកម្មបច្ចេកវិទ្យាព័ត៌មាន។

សវនកម្មសមិទ្ធកម្ម គឺជាការត្រួតពិនិត្យដោយឯករាជ្យលើប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពរបស់ការងារ កម្មវិធី ឬ ស្ថាប័ននៃរាជរដ្ឋាភិបាល ដោយផ្ដោតការយកចិត្តទុកដាក់លើភាពសន្សំសំចៃ និងតម្រង់ទៅរកភាពប្រសើរឡើង។

សវនកម្មបច្ចេកវិទ្យាព័ត៌មាន គឺជាការត្រួតពិនិត្យ ការសម្ភាស និងការធ្វើតេស្តផ្លូវការលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន គោលនយោបាយ និងប្រតិបត្តិការ ដើម្បីកំណត់ថា ១) ទិន្នន័យប្រព័ន្ធព័ត៌មានវិទ្យា និងព័ត៌មានមានកម្រិតសមស្របលើការរក្សាការសម្ងាត់ បូរណភាព និងលទ្ធភាពប្រើប្រាស់ទិន្នន័យ, ២) បច្ចេកវិទ្យាព័ត៌មាន ឬប្រព័ន្ធ បានអនុលោមតាមច្បាប់ បទប្បញ្ញត្តិ កិច្ចសន្យា និងគោលការណ៍ណែនាំរបស់អង្គភាព, និង ៣) គោលដៅអង្គភាពទាំងអស់ បានសម្រេចប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់ធនធានប្រកបដោយស័ក្តិសិទ្ធភាព។

១៨.២.១. តួនាទី និងភារកិច្ច

អង្គភាពសវនកម្មផ្ទៃក្នុង

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំក្របខ័ណ្ឌ និងដំណើរការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុងស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដើម្បីធានាភាពត្រឹមត្រូវ និងស្របតាមបទដ្ឋាន បទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដោយមានអង្គភាពសវនកម្មផ្ទៃក្នុង ជាសេនាធិការ។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំបង្កើតអង្គភាពសវនកម្មផ្ទៃក្នុងព្រមទាំងបន្តពង្រឹងមុខងារសវនកម្មផ្ទៃក្នុងតាមការណែនាំរបស់ ក.ស.ហ.វ.។ ក្នុងករណីចាំបាច់, ក្រសួងមហាផ្ទៃអាចសម្រេចបង្កើតអង្គភាពសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការពិគ្រោះយោបល់ជាមួយ ក.ស.ហ.វ. ស្របតាមបែបបទ និងនីតិវិធីជាធរមាន។ អង្គភាពសវនកម្មផ្ទៃក្នុង មានរចនាសម្ព័ន្ធសមស្របតាមទំហំក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងត្រូវស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល។

អង្គភាពសវនកម្មផ្ទៃក្នុងនៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- រៀបចំផែនការ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញសវនកម្មផ្ទៃក្នុង ដោយមានការគាំទ្រទាំងស្មារតី និងថវិកាពីថ្នាក់ដឹកនាំ
- រៀបចំផែនការសវនកម្មដោយផ្អែកលើហានិភ័យ និងធនធានសវនកម្មដោយចម្លងជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងសវនដ្ឋាន យ៉ាងយូរត្រឹមដំណាច់ខែធ្នូមុនឆ្នាំអនុវត្ត លើកលែងតែករណីមានបញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ
- ចុះធ្វើសវនកម្មក្រៅផែនការដោយត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ

ចៅសង្កាត់ ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមការស្នើរបស់ អង្គភាពក្រោមឱវាទ និងប្រធានអង្គភាពសវនកម្មផ្ទៃក្នុង

- ចុះសវនកម្មដោយផ្ទាល់ និង/ឬ មិនផ្ទាល់ ដោយផ្តល់ ឬ មិនផ្តល់ព័ត៌មានជាមុនតាមការចាំបាច់
- វាយតម្លៃដោយឯករាជ្យលើប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុង និងអភិបាលកិច្ចល្អ
- ពិនិត្យលើប្រព័ន្ធដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងរបាយការណ៍របស់អង្គភាព ដើម្បី ធានាអនុលោមភាពតាមគោលនយោបាយ ផែនការ នីតិវិធី និងបទប្បញ្ញត្តិគតិយុត្តជាធរមាន
- វាយតម្លៃលើភាពសមស្រប ភាពគ្រប់គ្រាន់ អនុលោមភាព និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យនៅ ផ្នែករដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការនានាដែលបំពេញដោយមន្ត្រី របស់សវនដ្ឋាន
- វាយតម្លៃភាពសន្សំសំចៃ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងសង្គតិភាពនៃ លទ្ធផលប្រតិបត្តិការរបស់កម្មវិធី គម្រោង និងអង្គភាព ទៅនឹងគោលបំណង គោលដៅ និងផែនការ ដែលបានកំណត់
- ពិនិត្យមុខងារ សកម្មភាព ប្រតិបត្តិការ និងកម្មវិធីរបស់សវនដ្ឋាន ក្នុងការវិបល្លាសសមស្រប ដើម្បី បញ្ជាក់ថា ការអនុវត្តផែនការ ការតម្រង់ទិស ការគ្រប់គ្រង និងការត្រួតពិនិត្យ បានអនុលោមតាមការ ណែនាំ គោលនយោបាយ នីតិវិធី និងស្របតាមគោលបំណងរបស់សវនដ្ឋាន
- ពិនិត្យលើអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះការគ្រប់គ្រងធនធាន មនុស្ស និងការអនុវត្តក្រមសីលធម៌ ព្រមទាំងឥរិយាបថមន្ត្រី និងបុគ្គលិកសវនដ្ឋាន
- ពិនិត្យលើការគ្រប់គ្រង ការការពារនិងថែទាំ និងផ្ទៀងផ្ទាត់អត្ថិភាពនៃទ្រព្យសម្បត្តិ
- ពិនិត្យលើសុពលភាព ភាពជឿទុកចិត្តបាន ភាពទាន់ពេលវេលា ភាពត្រឹមត្រូវ ភាពពេញលេញ សុចរិតភាព និងភាពប្រើប្រាស់បាននៃព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានប្រតិបត្តិការ ព្រមទាំងវិធីសាស្ត្រ ដែលប្រើប្រាស់ក្នុងការកំណត់ ការវាស់វែង ការធ្វើចំណាត់ថ្នាក់ និងការវាយការណ៍អំពីព័ត៌មានទាំងនោះ
- ធ្វើសវនកម្មលើហេដ្ឋារចនាសម្ព័ន្ធ គោលការណ៍ និងប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធានាភាពសមស្រប ការសម្ងាត់ ប្តូរណាភាព សុវត្ថិភាព ភាពប្រើប្រាស់បាននៃទិន្នន័យនិងព័ត៌មាន និង ភាពអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត កិច្ចសន្យា កិច្ចព្រមព្រៀង និងគោលការណ៍ ណែនាំ សំដៅសម្រេចបំណង និងគោលដៅរបស់សវនដ្ឋានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់
- ពិនិត្យលើនីតិវិធី និងអនុវត្តរបស់សវនដ្ឋាន ដើម្បីធានាថា វិធានការ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែល បានបង្កើតសម្រាប់បង្ការ និងស្វែងរកទាន់ពេលវេលា ក្នុងករណីកេងបន្លំកើតឡើង
- តាមដានការកែលម្អតាមអនុសាសន៍សវនកម្ម និងវាយតម្លៃលើវឌ្ឍនភាពនៃការកែលម្អ ក្នុងករណី ពិនិត្យឃើញការកែលម្អមានលក្ខណៈពុំសមស្រប ឬ ពុំបានអនុវត្ត ត្រូវពិភាក្សាដើម្បីសម្រេចតាម អនុសាសន៍ដែលបានឯកភាព

- ចូលរួមផ្តល់ប្រឹក្សាលើការរៀបចំផែនការ ការអភិវឌ្ឍ ការអនុវត្ត និងប្រតិបត្តិការនានារបស់សវនដ្ឋាន ដើម្បីធានានូវភាពសមស្រប ភាពគ្រប់គ្រាន់ សង្គតិភាព និងប្រសិទ្ធភាព
- ធ្វើរបាយការណ៍ផ្ទាល់ជូនរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ប្រធានសហគ្រាស សាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល នៃអង្គភាពសវនកម្មផ្ទៃក្នុងនោះ
- ធ្វើរបាយការណ៍សវនកម្មជូនសវនដ្ឋាននីមួយៗ ដែលមានកាតព្វកិច្ចកែលម្អតាមអនុសាសន៍ ដោយ ចម្លងជូនរបាយការណ៍ប្រចាំឆ្នាំទៅ ក.ស.ហ.វ. និងអាជ្ញាធរសវនកម្មជាតិ លើកលែងតែករណីមាន បញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ
- អនុវត្តរាល់ការងារ និងភារកិច្ចផ្សេងទៀត ដែលរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈ ប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាល នៃអង្គភាពសវនកម្មផ្ទៃក្នុងនោះ ប្រគល់ជូន។

ដោយឡែក, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ ក.ស.ហ.វ. ក្រៅពីមានតួនាទីរួមដូចរៀបរាប់ខាងលើ ត្រូវ មានតួនាទីបន្ថែមទៀត ជាអ្នកនាំមុខ និងគាំទ្រលើការងារបច្ចេកទេស និងជំនាញសវនកម្មផ្ទៃក្នុង ជូនក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈ រដ្ឋបាល។

អង្គភាពទទួលរងសវនកម្មផ្ទៃក្នុង

អង្គភាពទទួលរងសវនកម្មផ្ទៃក្នុងនៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ ក្រោមជាតិ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនីតិវិធីសវនកម្មដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់
- មានកាតព្វកិច្ចសហការផ្តល់ និងអនុញ្ញាតឱ្យចូលដល់ឯកសារ ព័ត៌មាន គណនីធនាគារ មន្ត្រី បុគ្គលិក ទ្រព្យសម្បត្តិ ប្រតិបត្តិការ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងសហការអនុវត្តនីតិវិធីសវនកម្ម និង ការងារផ្សេងទៀត ដើម្បីអភិវឌ្ឍមុខងារសវនកម្មផ្ទៃក្នុង ដោយគ្មានការរារាំង ប្រកបដោយការទទួល ខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិគតិយុត្តជាធរមាន និងតាមការអនុញ្ញាតរបស់ រដ្ឋមន្ត្រី ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ប្រធានសហគ្រាសសាធារណៈ និងនាយក គ្រឹះស្ថានសាធារណៈរដ្ឋបាលសាមី
- ត្រូវកែលម្អតាមអនុសាសន៍របស់សវនកម្មផ្ទៃក្នុងឱ្យបានទាន់ពេលកំណត់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិជាធរមាន។

១៨.២.២. នីតិវិធីការងារ

ក.ស.ហ.វ. ត្រូវបង្កើតស្តង់ដារនៃការអនុវត្តសវនកម្មផ្ទៃក្នុង, ក្រមសីលធម៌, និងស្តង់ដាររបាយការណ៍ សវនកម្ម ផ្ទៃក្នុងសម្រាប់ប្រើប្រាស់តាមបណ្តាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ

សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ដើម្បីធ្វើឱ្យការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងកាន់តែ មានប្រសិទ្ធភាព, ក.ស.ហ.វ. ត្រូវដាក់ចេញនូវគោលការណ៍ណែនាំស្តីពីសវនកម្មលើសមិទ្ធកម្ម, គោលការណ៍ ណែនាំស្តីពីសវនកម្មលើបច្ចេកវិទ្យាព័ត៌មាន, និងគោលការណ៍ពាក់ព័ន្ធផ្សេងទៀតសម្រាប់ក្របខ័ណ្ឌជំនាញសវនកម្ម ផ្ទៃក្នុង។

ផ្នែកលើគោលការណ៍ណែនាំខាងលើ, អគ្គនាយកដ្ឋាន/នាយកដ្ឋាន/អង្គភាពសវនកម្មផ្ទៃក្នុងតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវអនុវត្តមុខងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សង្គតិភាព មានតម្លៃ បន្ថែម និងរក្សាបាននូវភាពសុខដុម។

មន្ត្រី និងបុគ្គលិកសវនកម្ម ត្រូវមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា ឬ សញ្ញាបត្រសមមូលផ្នែកសវនកម្ម គ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ គណនេយ្យ បច្ចេកវិទ្យាព័ត៌មាន ច្បាប់ វិស្វកម្ម និងសេដ្ឋកិច្ច ព្រមទាំងជំនាញរបស់ អង្គភាពសាមី។ អ្នកជំនាញពីក្រៅ អាចត្រូវបានជ្រើសរើសជាសមាជិកប្រតិភូសវនកម្មផ្ទៃក្នុងលើគោលដៅដែល ទាមទារជំនាញដោយឡែក។ អង្គភាពសវនកម្មផ្ទៃក្នុង និងអង្គភាពផ្សេងទៀត អាចផ្លាស់ប្តូរមន្ត្រី និងបុគ្គលិក ក្នុង រយៈពេលកំណត់ ដើម្បីពង្រឹងចំណេះដឹង និងជកតិសោធន៍ការងារ។

១៨.៣. អធិការកិច្ចហិរញ្ញវត្ថុ

អធិការកិច្ចហិរញ្ញវត្ថុ សំដៅដល់ការត្រួតពិនិត្យ ស្រាវជ្រាវ អង្កេត និងផ្ទៀងផ្ទាត់លើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ សាធារណៈ ព្រមទាំងអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ ដើម្បីចូលរួមធានាគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ ក.ស.ហ.វ. ជាសេនាធិការបច្ចេកទេសតែមួយរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចការអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងមានភារកិច្ចដឹកនាំការគោរព និងការរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ ព្រមទាំងមានភារកិច្ចនៅតាម ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និងនីតិបុគ្គល ដទៃទៀតដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើហានិភ័យ ករណីសង្ស័យ និងបណ្តឹង។

រដ្ឋមន្ត្រី ក.ស.ហ.វ. មានសិទ្ធិចាត់មន្ត្រីក្រោមឱវាទ ចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដែលរួមមាន ការអនុវត្តចំណូលនិងចំណាយថវិការដ្ឋ រួមទាំងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ស្របតាមវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចជាធរមាន។

១៨.៣.១. តួនាទី និងភារកិច្ច

អគ្គាធិការដ្ឋាន នៃ ក.ស.ហ.វ.

អគ្គាធិការដ្ឋាន ជាសេនាធិការរបស់ ក.ស.ហ.វ. មានតួនាទីបំពេញបេសកកម្មធ្វើអធិការកិច្ច លើការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ ដោយប្រើអភិក្រមហានិភ័យ ករណីសង្ស័យ បណ្តឹងតវ៉ា និងបណ្តឹង បរិហារ។ អគ្គាធិការដ្ឋានមានភារកិច្ច ដូចខាងក្រោម៖

- អធិការកិច្ចហិរញ្ញវត្ថុលើកិច្ចដំណើរការរដ្ឋបាលថ្នាក់ជាតិ គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល និងកិច្ចដំណើរការរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ

សង្កាត់ ក្នុងវិន័យ និងការអនុវត្តនីតិវិធីកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ចំណូល ចំណាយថវិកាជាតិ និងការទទួលខុសត្រូវការគ្រប់គ្រងការប្រើប្រាស់សាច់ប្រាក់របស់រដ្ឋ

- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ តាមក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែលនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលសាធារណៈដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន ដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ ជាអាទិ៍ ក្រុមហ៊ុនឯកជន សម្បទានិក ស្ថាប័នមីក្រូហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយលើគ្រប់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ អង្គភាពសាធារណៈ អង្គការ សមាគម សហគមន៍ និងក្រុមហ៊ុន ដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចត្រួតពិនិត្យឯកសារពាក់ព័ន្ធ លើករណីដែលមានការកិបកេង ការក្លែងបន្លំឯកសារនានាពាក់ព័ន្ធហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រភពធនធានរដ្ឋ និងធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធាន និងប្រភពមូលនិធិ ដែលមានការចូលរួមពីសង្គម សាធារណជននានា ស្ថិតក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើគម្រោងវិនិយោគសាធារណៈ គម្រោងឥណទាន ថវិកាបដិភាគ របស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋតាមបច្ចេកវិទ្យាព័ត៌មាន
- ទទួលពាក្យបណ្តឹង ពិនិត្យបណ្តឹង និងធ្វើអធិការកិច្ចហិរញ្ញវត្ថុតាមពាក្យបណ្តឹងដែលទាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ
- ចុះផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិនានា លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់មន្ត្រីដែលកំពុងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលខុសត្រូវតាមវិធានការវិន័យរដ្ឋបាល និងតុលាការ
- ជំរុញ ពង្រឹងកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ ដោយតម្រូវឱ្យមានការបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិ ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់ហិរញ្ញវត្ថុកែតម្រូវ និងច្បាប់ទូទាត់ថវិកា
- លើកសំណូមពរដំណោះស្រាយ និង/ឬ ចាត់វិធានការចំពោះអង្គភាព និង/ឬ បុគ្គលពាក់ព័ន្ធដែលបាន

ប្រព្រឹត្តកំហុសឆ្គង ដើម្បីចូលរួមធានាការរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ ស្របតាមច្បាប់ស្តីពីប្រព័ន្ធ
ហិរញ្ញវត្ថុសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន

- ធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ជូនរដ្ឋមន្ត្រី ក.ស.ហ.វ.
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ.។

ស្ថាប័នរងអធិការកិច្ចហិរញ្ញវត្ថុ

ស្ថាប័នទទួលរងអធិការកិច្ចហិរញ្ញវត្ថុ សំដៅដល់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល
រដ្ឋបាល ថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែល
ទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។

ស្ថាប័នរងអធិការកិច្ចហិរញ្ញវត្ថុមានកាតព្វកិច្ចសហការ ឆ្លើយបំភ្លឺ ផ្តល់លិខិតយុត្តិការ ទិន្នន័យ បញ្ជីកា
គណនេយ្យ គណនីធនាគារ ទ្រព្យសម្បត្តិរដ្ឋ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ សម្រាប់ជាកម្មវត្ថុ
នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដោយគ្មានការរារាំង ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ
គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ដែលរង
អធិការកិច្ចហិរញ្ញវត្ថុ ត្រូវអនុវត្តតាមវិធានអធិការកិច្ចហិរញ្ញវត្ថុរបស់ ក.ស.ហ.វ. ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាម
បទប្បញ្ញត្តិជាធរមាន។

១៨.៣.២. នីតិវិធីការងារ

អធិការកិច្ចហិរញ្ញវត្ថុ ត្រូវធ្វើឡើងជាគណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុដែលដឹកនាំដោយប្រធាន ១ រូប អម
ដោយអនុប្រធាន ១ រូប ឬ ២ រូប ព្រមទាំងសមាជិកមួយចំនួន ឬ តាមការចាំបាច់ដែលសម្រេចដោយរដ្ឋមន្ត្រី
ក.ស.ហ.វ.។

គណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុ ត្រូវត្រួតពិនិត្យជាក់ស្តែងដល់ទីកន្លែង ដើម្បីប្រមូលឯកសារ ព័ត៌មាន
ទិន្នន័យ និងកំណត់ត្រាអេឡិចត្រូនិក ព្រមទាំងពិនិត្យផ្ទៀងផ្ទាត់ និងវិភាគលើអនុលោមភាព និងសមិទ្ធកម្មនៃការ
គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ។ ទន្ទឹមនេះ គណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុអាចសុំកិច្ចសហការ
ផ្នែកបច្ចេកទេសពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពក្រោមឱវាទ ក.ស.ហ.វ. និងការបំភ្លឺព័ត៌មានជូនដោយ
អនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមាន។

អ្នកត្រួតពិនិត្យថវិកា និងគណនេយ្យករសាធារណៈ ត្រូវផ្តល់កិច្ចសហការពេញលេញជាមួយនឹងមន្ត្រី
អធិការកិច្ចហិរញ្ញវត្ថុ ក្នុងអំឡុងពេលធ្វើអធិការកិច្ចហិរញ្ញវត្ថុ។

យោងកំណត់ហេតុដែលរៀបចំដោយគណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុ, អគ្គាធិការដ្ឋាននៃ ក.ស.ហ.វ. ត្រូវ
រៀបចំរបាយការណ៍អធិការកិច្ចហិរញ្ញវត្ថុ គោរពជូនរដ្ឋមន្ត្រី ក.ស.ហ.វ. ដើម្បីពិនិត្យ និងសម្រេចចាត់វិធានការកែ
លម្អឱ្យមានប្រសិទ្ធភាព។

នីតិវិធីការងារអធិការកិច្ចហិរញ្ញវត្ថុសាធារណៈ ត្រូវគោរពទៅតាមគោលការណ៍ ដែលមាននៅក្នុងសៀវភៅ
ណែនាំស្តីពីអធិការកិច្ចហិរញ្ញវត្ថុ ស្តង់ដារអធិការកិច្ចហិរញ្ញវត្ថុ នីតិវិធីលម្អិតនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការ
គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់មន្ត្រីអធិការកិច្ច
ហិរញ្ញវត្ថុ ដែលត្រូវដាក់ឱ្យប្រើប្រាស់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក.ស.ហ.វ.។

មន្ត្រីអធិការកិច្ចហិរញ្ញវត្ថុ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវគោរពតាមគោលការណ៍គ្រឹះ ទាំង ៧ គឺ ១) សមត្ថភាពវិជ្ជាជីវៈ, ២) សុចរិតភាព, ៣) អាកប្បកិរិយា, ៤) ឯករាជ្យភាព, ៥) ទំនាស់ផលប្រយោជន៍, ៦) រក្សាការសម្ងាត់, និង ៧) ការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ។

១៨.៤. សវនកម្មលើគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍

ការធ្វើសវនកម្មផ្ទៃក្រៅលើគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ត្រូវធ្វើឡើងដោយសវនកម្មឯករាជ្យពីរិស័យ ឯកជនដែលទទួលស្គាល់ដោយដៃគូអភិវឌ្ឍន៍ ទៅតាមពេលវេលាដែលបានយល់ព្រមពី ក.ស.ហ.វ.។

អាជ្ញាធរសវនកម្មជាតិ មានសិទ្ធិពិនិត្យលើរបាយការណ៍សវនកម្មគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និង ស្នើសុំពិនិត្យលើឯកសារដទៃទៀតរបស់គម្រោងស្របតាមច្បាប់ស្តីពីសវនកម្ម។

បន្ថែមលើនេះ, អង្គភាពសវនកម្មផ្ទៃក្នុងនៅតាមបណ្តាក្រសួង ស្ថាប័ន មានសិទ្ធិពិនិត្យមើលលើប្រព័ន្ធផ្ទៃក្នុង របស់គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ជាប្រចាំ ដើម្បីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ស្របតាម ច្បាប់ស្តីពីសវនកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

១៨.៥. យន្តការសម្របសម្រួល

ការត្រួតពិនិត្យ និងការធ្វើសវនកម្ម មានច្រើនពីស្ថាប័នផ្សេងៗគ្នា ហើយការត្រួតពិនិត្យខ្លះមានលក្ខណៈ ស្នូនគ្នា ជាពិសេស រវាងអធិការកិច្ចហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុង នៅតាមក្រសួង ស្ថាប័ន។ ដើម្បីបន្ថយ ឬ បញ្ចប់ នូវភាពស្អប់ ឬ ត្រួតគ្នានេះ, ក.ស.ហ.វ. ត្រូវដឹកនាំសម្របសម្រួលរៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្ម ផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ នៅតាមក្រសួង ស្ថាប័ន ឱ្យបានច្បាស់លាស់ ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ និងច្បាប់ពាក់ព័ន្ធជាធរមាន។ ក្នុងន័យនេះ, យន្តការសម្របសម្រួលសមស្របមួយចំនួន ត្រូវ បង្កើតឡើង ដូចខាងក្រោម។

១៨.៥.១. យន្តការសម្របសម្រួលរវាងអធិការកិច្ច និងសវនកម្មផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន

យន្តការនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារសវនកម្មផ្ទៃក្នុង និងដោះស្រាយបញ្ហាកិច្ចការស្អប់ គ្នារវាងសវនកម្មផ្ទៃក្នុងជាមួយអគ្គាធិការដ្ឋានតាមបណ្តាក្រសួង ស្ថាប័ន។ ក្រុមការងារចំនួន ២ ដូចខាងក្រោម ត្រូវ បានបង្កើតឡើង។

១- ក្រុមការងាររៀបចំសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង នៅតាមក្រសួង ស្ថាប័ន ហៅកាត់ថា «ក.ស.អ.» មានភារកិច្ចលើកកម្ពស់សុខដុមនីយកម្ម និងប្រសិទ្ធភាពនៃការអនុវត្តមុខងារអធិការកិច្ច និង សវនកម្មផ្ទៃក្នុង នៅតាមក្រសួង ស្ថាប័ន ដែលស្ថិតនៅក្រោមវិសាលភាពនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

សមាសភាពនៃ ក.ស.អ. ត្រូវកំណត់ដោយប្រកាសរបស់ ក.ស.ហ.វ.។ ក.ស.អ. មានភារកិច្ច ដូចតទៅ៖

- ពិនិត្យ និងសិក្សាអំពីលិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធមុខងារ សវនកម្មផ្ទៃក្នុង និងអធិការកិច្ច នៅតាមក្រសួង ស្ថាប័ន
- ផ្តល់អនុសាសន៍ និង/ឬ ជំនួយបច្ចេកទេសពាក់ព័ន្ធការរៀបចំសុខដុមនីយកម្ម នៃមុខងារសវនកម្ម ផ្ទៃក្នុង និងអធិការកិច្ច ជូនដល់ក្រសួង ស្ថាប័ន
- ផ្សព្វផ្សាយ ណែនាំអនុវត្ត និងលើកកម្ពស់ប្រសិទ្ធភាពនៃការធានាសុខដុមនីយកម្ម នៃមុខងារសវនកម្ម ផ្ទៃក្នុង និងអធិការកិច្ច ជូនដល់ក្រសួង ស្ថាប័ន

- សិក្សាស្រាវជ្រាវ និង/ឬ ធ្វើទស្សនកិច្ចសិក្សាអំពីបទពិសោធន៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិពាក់ព័ន្ធនឹងសុខដុមនីយកម្ម នៃមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច
- បំពេញភារកិច្ចផ្សេងទៀតពាក់ព័ន្ធនឹងការងាររៀបចំសុខដុមនីយកម្មមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច តាមការកំណត់របស់ ក.ស.ហ.វ.។

២- ក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច មានសមាសភាពចម្រុះមកពីក្រសួង ស្ថាប័ននានា។ ក្រុមការងារនេះ ទទួលខុសត្រូវក្នុងការរៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច មុនដាក់ជូនរាជរដ្ឋាភិបាលសម្រេច។ ក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច មានការិយាល័យច្បាប់ និងវិវាទ នៃអគ្គាធិការដ្ឋាន របស់ ក.ស.ហ.វ. ជាលេខាធិការដ្ឋាន។ ក្រុមការងារនេះ ត្រូវបំពេញការងាររបស់ខ្លួនក្រោមការណែនាំ និងដឹកនាំផ្ទាល់ពីរដ្ឋមន្ត្រី ក.ស.ហ.វ. និងមានសិទ្ធិប្រើប្រាស់ត្រារបស់ ក.ស.ហ.វ. ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដូចខាងក្រោម៖

- ពិនិត្យ និងសិក្សាអំពីលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធមុខងារ និងភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច នៅតាមក្រសួង ស្ថាប័ន
- សិក្សាស្រាវជ្រាវ និង/ឬ ធ្វើទស្សនកិច្ចសិក្សាអំពីបទពិសោធន៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិពាក់ព័ន្ធនឹងការអនុវត្តមុខងារ និងភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច
- កំណត់បញ្ហាប្រឈមនៃការអនុវត្តមុខងារ និងភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន
- លើកសំណូមពរដំណោះស្រាយអំពីការរៀបចំក្របខ័ណ្ឌមុខងារនៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច
- រៀបចំក្របខ័ណ្ឌ និងវិធាននៃការបែងចែកមុខងារ និងភារកិច្ចសវនកម្មផ្ទៃក្នុង និងអធិការកិច្ច
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់រាជរដ្ឋាភិបាល។

សម្រាប់ ក.ស.ហ.វ. តួនាទី និងភារកិច្ចរវាងអគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបានកំណត់ដាច់ដោយឡែកពីគ្នា។ អគ្គាធិការដ្ឋាននៃ ក.ស.ហ.វ. បំពេញតួនាទីក្នុងការធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលបានប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ដែលបានកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ដោយឡែក, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ ក.ស.ហ.វ. ដើរតួនាទីជាឧបករណ៍ត្រួតពិនិត្យផ្ទៃក្នុង នៅតាមបណ្តាអង្គភាពដែលស្ថិតក្រោមឱវាទ ក.ស.ហ.វ. ។

១៨.៥.២. យន្តការសម្របសម្រួលរវាងសវនកម្មផ្ទៃក្នុងជាមួយអាជ្ញាធរសវនកម្មជាតិ

សវនកម្មផ្ទៃក្នុង ត្រូវធ្វើការសម្របសម្រួលការងារជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីជៀសវាងការធ្វើសវនកម្មស្អាត។ សវនកម្មផ្ទៃក្នុង ត្រូវបញ្ជូនរាល់របាយការណ៍ និងសេចក្តីសន្និដ្ឋានទៅថ្នាក់ដឹកនាំស្ថាប័នរបស់ខ្លួន និងជូនអាជ្ញាធរសវនកម្មជាតិ។ ក្នុងករណីមានភាពមិនច្បាស់លាស់ អាជ្ញាធរសវនកម្មជាតិអាចធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មសារឡើងវិញ។



បញ្ជីឧបសម្ព័ន្ធ

ឧបសម្ព័ន្ធទី១

សន្តានុក្រម

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
១	កញ្ចប់លទ្ធកម្ម	សំដៅដល់ការប្រមូលផ្តុំមុខសញ្ញាលទ្ធកម្មដែលមានប្រភេទដូចគ្នា លក្ខណៈដូចគ្នា ឬ ប្រហាក់ប្រហែលគ្នា បញ្ចូលក្នុងក្រុមតែមួយ សម្រាប់ធ្វើលទ្ធកម្មតែមួយលើក។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
២	កម្មវិធី	សំដៅដល់ការប្រមូលផ្តុំនូវឥណទាននៃក្រសួង ស្ថាប័ន អង្គភាព សាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរួមចំណែកដល់ការអនុវត្តគោលនយោបាយដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ខ្លួន។ កម្មវិធីនីមួយៗមានគោលបំណង ច្បាស់លាស់ដែលអាចវាស់បាន ដោយមានការកំណត់សូចនាករ ជាក់លាក់។ កម្មវិធី ជាមូលដ្ឋានសម្រាប់កំណត់អនុកម្មវិធី និង ចង្កោមសកម្មភាព។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៣	ការកែសម្រួល គម្រោង	សំដៅដល់ដំណើរការនៃការកែសម្រួលផ្នែកណាមួយនៃគម្រោង ដែលបានអនុម័តរួចហើយ ជាអាទិ៍៖ ការកែសម្រួលតម្លៃ វិសាលភាព សកម្មភាព ឬ រយៈពេលនៃការអនុវត្តគម្រោងជាដើម។	អនុក្រឹត្យលេខ៤១ ស្តីពី ការគ្រប់គ្រងការវិនិយោគ សាធារណៈ (ឆ្នាំ២០២០)
៤	ការខ្ចីប្រាក់ពីគេ	សំដៅដល់ការកៀរគរធនធានហិរញ្ញប្បទាន តាមរយៈការបោះផ្សាយ លក់មូលបត្ររដ្ឋ និងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍ និងពីនីតិបុគ្គលផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៥	ការចាត់ចែង ទ្រព្យសម្បត្តិរដ្ឋ	សំដៅដល់ការរៀបចំទ្រព្យសម្បត្តិរដ្ឋក្នុងកិច្ចការណាមួយ ដើម្បី ហេតុផលសេដ្ឋកិច្ចជាតិដូចជា ការផ្តល់សម្បទានគ្រប់ប្រភេទរបស់រដ្ឋ ការជួល ការលក់ ការដូរ ការធ្វើប្រទានកម្ម បដិទាន និង/ឬ ការជម្រះ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៦	ការដេញថ្លៃ	សំដៅដល់ដំណើរការលទ្ធកម្មសាធារណៈដែលសំណុំឯកសារស្នើ ដេញថ្លៃត្រូវបានដាក់ ទទួល និងវាយតម្លៃ សម្រាប់គោលបំណង ប្រគល់កិច្ចសន្យា។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៧	ការត្រួតពិនិត្យ កិច្ចលទ្ធកម្ម តាមក្រោយ	សំដៅដល់ការត្រួតពិនិត្យដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើ អនុលោមភាពនៃការអនុវត្តកិច្ចលទ្ធកម្ម ដែលបានអនុវត្តរួចរបស់ ស្ថាប័នអនុវត្តលទ្ធកម្ម ដើម្បីតាមដាន និងវាយតម្លៃលើការអនុវត្ត កិច្ចលទ្ធកម្ម និងតម្រូវការ សម្រាប់កែលម្អ និងបង្កើនប្រសិទ្ធភាពនិង សមត្ថភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៨	ការធានា របស់រដ្ឋ	សំដៅដល់ការទទួលបំពេញកាតព្វកិច្ចហិរញ្ញវត្ថុជំនួស ក្នុងករណីភាគី ដែលទទួលបានការធានាពីរដ្ឋ ពុំមានលទ្ធភាពសងទៅភាគីម្ខាងទៀត នៃកិច្ចព្រមព្រៀង។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៩	ការប្រកួត ប្រជែង	សំដៅដល់ការប្រើប្រាស់នីតិវិធីលទ្ធកម្មដែលមានការចូលរួមពី	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		អ្នកដេញថ្លៃ ដើម្បីជ្រើសរើសសំណុំឯកសារស្នើដេញថ្លៃដែលឆ្លើយតបពេញលេញ ឬ សមស្របជាងគេ និងមានតម្លៃល្អបំផុត។	
១០	ការលក់ទ្រព្យសម្បត្តិរដ្ឋ	សំដៅដល់ការលក់ចលនទ្រព្យ និងអចលនទ្រព្យរបស់រដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១១	ការវាយតម្លៃការស្នើគម្រោង	សំដៅដល់ការវាយតម្លៃលើទិដ្ឋភាពសំខាន់ៗនៃសំណើគម្រោងជាអាទិ៍៖ បច្ចេកទេស តម្លៃ ហានិភ័យ ផលសេដ្ឋកិច្ចនិងសង្គម ហេតុប៉ះពាល់បរិស្ថាននិងសង្គម និងថវិកាជាដើម។	អនុក្រឹត្យលេខ៤១ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ (ឆ្នាំ២០២០)
១២	ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម	សំដៅដល់ការសិក្សាលើធនធានបរិស្ថានរូបសាស្ត្រ បរិស្ថានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ច សង្គម រួមទាំងតម្រូវការក្នុងការធ្វើលទ្ធកម្មដី និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច សង្គម ដោយភាគច្រើនពីផ្នែកទៅលើទិន្នន័យមានស្រាប់ដែលមាននៅក្នុងនិងជុំវិញតំបន់គម្រោង ដើម្បីជាមូលដ្ឋានក្នុងការកំណត់ ព្យាករ និងវិភាគនូវសក្តានុពលនៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដែលអាចកើតមានឡើងដោយសារសកម្មភាពរបស់គម្រោង សំដៅរកវិធានការបញ្ចៀស ឬកាត់បន្ថយនូវហេតុប៉ះពាល់អវិជ្ជមានឱ្យដល់កម្រិតអប្បបរមា និងបង្កើនហេតុប៉ះពាល់វិជ្ជមានឱ្យដល់កម្រិតអតិបរមា។	អនុក្រឹត្យលេខ៤១ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ (ឆ្នាំ២០២០)
១៣	ការសន្សំសំចៃ	សំដៅដល់ការប្រើប្រាស់ថវិកាសមស្របបំផុតក្នុងចំណាយ ដែលក្នុងនោះត្រូវពិចារណាផងដែរលើកត្តាពាក់ព័ន្ធនានាក្នុងការអនុវត្តនីតិវិធីលទ្ធកម្ម ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ឬ អ្នកទទួលការ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១៤	ការសិក្សាសមិទ្ធិលទ្ធភាព	សំដៅដល់ការសិក្សាស៊ីជម្រៅលើសំណើគម្រោង ដោយរួមបញ្ចូលការវិភាគលើទិដ្ឋភាពពាក់ព័ន្ធរួមមាន៖ បច្ចេកទេស តម្លៃ ហានិភ័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ច្បាប់ ហេតុប៉ះពាល់បរិស្ថាន និងសង្គម ភាពអាចទ្រទ្រង់បាននៃថវិកា ព្រមទាំងយន្តការ និងសមត្ថភាពស្ថាប័នសម្រាប់គ្រប់គ្រង និងតាមដានការអនុវត្តគម្រោង ដោយត្រូវគោរពតាមគោលការណ៍ណែនាំលម្អិត និងនីតិវិធីរៀបចំ និងគ្រប់គ្រងប្រតិបត្តិការជាធរមាន។	អនុក្រឹត្យលេខ៤១ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ (ឆ្នាំ២០២០)
១៥	ការឱ្យប្រាក់គេខ្ចី	សំដៅដល់ការផ្តល់ប្រាក់ឱ្យគេខ្ចីដោយប្រើថវិការដ្ឋ និង/ឬ ដោយប្រើហិរញ្ញប្បទានដែលរដ្ឋខ្ចីប្រាក់ពីគេ ស្របតាមបទប្បញ្ញត្តិជាធរមាន។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
១៦	កិច្ចលទ្ធកម្ម	សំដៅដល់ដំណើរការលទ្ធកម្មសាធារណៈចាប់ពីពេលរៀបចំឯកសារដេញថ្លៃ រហូតដល់ពេលទទួលបានទំនិញ សំណង់ សេវាកម្ម ឬ សេវាទីប្រឹក្សា។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១៧	ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម	សំដៅដល់ឯកសារយុទ្ធសាស្ត្រ ដែលផ្តល់នូវការប៉ាន់ស្មានពីធនធាននិងបន្ទុករបស់រដ្ឋ កំណត់ជំហរគោលនយោបាយថវិកា កំណត់ពិភាក្សាថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកំណត់ពិភាក្សា	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		តម្រូវការហិរញ្ញប្បទាន និងវាយតម្លៃហានិភ័យហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម ដោយផ្អែកលើមូលដ្ឋាននៃទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។	
១៨	ក្របខ័ណ្ឌថវិការយៈពេលមធ្យម	សំដៅដល់ការរៀបចំឱ្យមានយន្តការស្ថាប័ន សម្រាប់ការធ្វើអាទិភាពរូបនីយកម្ម ដើម្បីបង្ហាញអំពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយដាក់ចេញនូវពិធានចំណាយនិងសនិទានកម្ម សម្រាប់រយៈពេលមធ្យម ជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្របខ័ណ្ឌថវិការយៈពេលមធ្យម ផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងផែនការយុទ្ធសាស្ត្រថវិកា តាមរយៈការធ្វើសមាហរណកម្មផ្នែកគោលនយោបាយ ការរៀបចំផែនការ និងការប៉ាន់ស្មានថវិកាសម្រាប់រយៈពេលមធ្យម ៣ (បី) ឆ្នាំ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
១៩	ក្រមសីលធម៌លទ្ធកម្ម	សំដៅដល់ក្រមដែលអ្នកចូលរួមពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈត្រូវយល់ដឹង និងអនុវត្តដោយស្មោះត្រង់តាមបទប្បញ្ញត្តិគតិយុត្តជាធរមាន និងអនុវត្តឱ្យបានត្រឹមត្រូវតាមមុខនាទី និងមុខងាររបស់ខ្លួន។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
២០	ក្រសួង	សំដៅដល់ក្រសួង ដែលត្រូវបង្កើតឡើងដោយអនុលោមតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី និងដឹកនាំដោយសមាជិករាជរដ្ឋាភិបាលដែលជាអាណាប័កដើមឡើងនៃថវិការបស់ក្រសួងសាមី។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
២១	ក្រសួង ស្ថាប័នដែលប្រមូលចំណូលមិនមែនសារពើពន្ធ	សំដៅដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលគ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ដែលបំពេញមុខងារគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ជាតិ។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
២២	គណនីទោលរតនាគារ	សំដៅដល់ប្រព័ន្ធនៃការគ្រប់គ្រង និងប្រមូលផ្តុំគណនីធនាគារ ឬសាច់ប្រាក់របស់រាជរដ្ឋាភិបាល ដែលស្ថិតក្រោមរចនាសម្ព័ន្ធ និងការគ្រប់គ្រងតែមួយគត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈគណនេយ្យករសាធារណៈ។ គណនីទោលរតនាគារ ត្រូវបានប្រើប្រាស់ក្នុងការប្រមូលផ្តុំធនធានរបស់រដ្ឋ សម្រាប់ធានាដល់ប្រសិទ្ធភាពនៃការទូទាត់ចំណាយរបស់រដ្ឋ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
២៣	គណនេយ្យកររតនាគារ	សំដៅដល់គណនេយ្យករសាធារណៈ ដែលបំពេញមុខងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ។ គណនេយ្យកររតនាគារ រួមមានគណនេយ្យកររតនាគារកណ្តាល និងគណនេយ្យកររតនាគាររាជធានីខេត្ត។ គណនេយ្យកររតនាគារទទួលបន្ទុកលើការងារហិរញ្ញវត្ថុ និងគណនេយ្យរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានមុខងារធ្វើការត្រួតពិនិត្យនៃកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យ	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		និងរបាយការណ៍ថវិកានិងហិរញ្ញវត្ថុរបស់អង្គភាពដទៃទៀត ដើម្បីរៀបចំរបាយការណ៍ថវិកា និងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ។	
២៤	គណនេយ្យករសាធារណៈ	សំដៅដល់ភ្នាក់ងាររបស់រដ្ឋ ដែលទទួលបន្ទុកលើកិច្ចការទទួល និងគ្រប់គ្រងចំណូល ទូទាត់ចំណាយ រក្សាទុកដាក់និងគ្រប់គ្រងសាច់ប្រាក់កាន់បញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ថវិកានិងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ។ គណនេយ្យករសាធារណៈ រួមមាន គណនេយ្យកររតនាគារ គណនេយ្យករប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល គណនេយ្យករថវិកាឧបសម្ព័ន្ធ គណនេយ្យករគណនីពិសេសរតនាគារ និងគណនេយ្យករដែលអនុវត្តគណនេយ្យនៃថវិការដ្ឋដទៃទៀត។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
២៥	គណនេយ្យភាព	សំដៅដល់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលដទៃទៀត ចំពោះមុខងារ និងភារកិច្ចពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈតាមរយៈប្រព័ន្ធរបាយការណ៍។ ភ្នាក់ងារអនុវត្តថវិកាជាតិ ដែលមានអាណត្តិ និងគណនេយ្យករសាធារណៈ ត្រូវទទួលខុសត្រូវចំពោះសេចក្តីសម្រេចចិត្តរបស់ខ្លួន ក្រោមសិទ្ធិអំណាចដែលផ្តល់ដោយច្បាប់។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
២៦	ចលនទ្រព្យរបស់រដ្ឋ	សំដៅដល់គ្រឿងសង្ហារឹម មធ្យោបាយ ឧបករណ៍ និងសម្ភារៈប្រើប្រាស់របស់រដ្ឋ រួមទាំងផលរបស់រដ្ឋដែលកើតចេញពីធម្មជាតិ និងការបង្កើតរបស់រដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
២៧	ចីរភាព	សំដៅដល់តុល្យភាពរវាងចំណូលនិងចំណាយ ដែលត្រូវស្ថិតនៅក្នុងទំហំដែលថវិកាអាចទ្រទ្រង់បាន។ ក្នុងករណីដែលមានឱនភាពថវិកាការធ្វើហិរញ្ញប្បទាន ឬ ការខ្ចីបំណុល ត្រូវគិតគូរនៅក្នុងកម្រិតមួយដែលអាចទូទាត់សងវិញបានក្នុងរយៈពេលវែង។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
២៨	ចំណូលមិនមែនសារពើពន្ធ	សំដៅដល់ចំណូលដែលទទួលបានមកពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ចំណូលពីសេវាសាធារណៈ ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម វៀរលែងតែការពិន័យនិងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធផ្សេងទៀត។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
២៩	ចំណូលដុល	សំដៅដល់ចំណូលទាំងឡាយដែលមិនទាន់កាត់កងចំណាយណាមួយនៅក្នុងសកម្មភាពអាជីវកម្ម ឬ តាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមានដទៃទៀត។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
៣០	ចំណូលសារពើពន្ធក្នុងស្រុក	សំដៅដល់ចំណូលទទួលបានពីការបង់ពន្ធ អាករ និងទោសទណ្ឌពីការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
៣១	ចំណូលសារពើពន្ធលើពាណិជ្ជកម្មអន្តរជាតិ	សំដៅដល់ចំណូលទទួលបានពីការបង់ពន្ធ អាករ និងកម្រៃផ្សេងៗ លើការនាំចូលនិងការនាំចេញ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៣២	ដីកាចំណូល	សំដៅដល់សេចក្តីសម្រេច ឬ លិខិតដែលមានលក្ខណៈបង្គាប់បញ្ជាឱ្យប្រមូលចំណូល។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៣៣	ដីកាចំណាយ	សំដៅដល់សេចក្តីសម្រេច ឬ លិខិតដែលមានលក្ខណៈបង្គាប់បញ្ជាចំណាយ។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៣៤	ដីសាធារណៈរបស់រដ្ឋ	សំដៅដល់ដីដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈតាមស្ថានភាពពិកំណើត ឬ ក្រោយពីបានរៀបចំរួច ឬ ដីដែលមានជាប់ផលប្រយោជន៍សាធារណៈ ឬ ជាដីដែលមានការរៀបចំពិសេសសម្រាប់ប្រយោជន៍សាធារណៈទូទៅ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៣៥	ដីឯកជនរបស់រដ្ឋ	សំដៅដល់ដីទាំងអស់ដែលមិនមែនជាដីសាធារណៈរបស់រដ្ឋនិងមិនមែនជាដីដែលកាន់កាប់ជាភោគៈស្របច្បាប់ ឬ មិនមែនជាមូសិទ្ធិដោយបុគ្គលឯកជន ឬ ដោយសមូហភាព ស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៣៦	ដៃគូអភិវឌ្ឍន៍	សំដៅដល់ប្រទេស ឬ ស្ថាប័នដែលផ្តល់ហិរញ្ញប្បទានក្នុងទម្រង់ជាឥណទាន ហិរញ្ញប្បទានឥតសំណង ឬ ជំនួយបច្ចេកទេសដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងសមត្ថភាពស្ថាប័ន។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៣៧	តម្លាភាព	សំដៅដល់រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងព័ត៌មានគោលការណ៍ និងនីតិវិធីទាំងឡាយពាក់ព័ន្ធនឹងថវិកា ទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដែលត្រូវផ្សព្វផ្សាយទាន់ពេល ជូនក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិនិងសាធារណជន ស្របតាមការកំណត់នៃបទប្បញ្ញត្តិជាធរមាន។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៣៨	តុល្យភាពថវិកា	សំដៅតុល្យភាពរវាងធនធាននិងបន្ទុកថវិកា ក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងច្បាប់ហិរញ្ញវត្ថុកែតម្រូវ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៣៩	តុល្យភាពហិរញ្ញវត្ថុ	សំដៅដល់តុល្យភាពរវាងធនធាននិងបន្ទុករបស់រដ្ឋ ក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងច្បាប់ហិរញ្ញវត្ថុកែតម្រូវ។ តុល្យភាពហិរញ្ញវត្ថុត្រូវបានធានាតាមរយៈទំនាក់ទំនងរវាងតុល្យភាពថវិកា និងការធ្វើហិរញ្ញប្បទានរបស់រដ្ឋ។ ក្នុងករណីមានអតិរេកថវិកា រដ្ឋអាចប្រើប្រាស់អតិរេកថវិកាសម្រាប់ដោះស្រាយតម្រូវការហិរញ្ញប្បទាន ឬ ក្នុងករណី	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		មានឱនភាពថវិកា រដ្ឋត្រូវប្រើប្រាស់ប្រភពហិរញ្ញប្បទានសម្រាប់បំពេញឱនភាពថវិកា។	
៤០	ទីប្រឹក្សា	សំដៅដល់ក្រុមហ៊ុនទីប្រឹក្សា ឬ ទីប្រឹក្សាឯកត្តជនដែលមានមុខរបរផ្តល់សេវាផ្នែកបញ្ជា។ ក្រុមហ៊ុនទីប្រឹក្សាអាចជាក្រុមហ៊ុនពាណិជ្ជកម្ម ឬ នីតិបុគ្គលផ្សេងទៀត។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៤១	ទំនិញ	សំដៅដល់វត្ថុរាវ រឹង និងឧស្ម័នដែលមានតម្លៃ ឬ ផលប្រយោជន៍សេដ្ឋកិច្ច ដូចជាគ្រឿងចក្រ ឧបករណ៍ សម្ភារៈ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងផលិតផលផ្សេងៗ រួមទាំងអគ្គិសនីផងដែរ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៤២	ទ្រព្យនិមាណ	សំដៅដល់ទ្រព្យដែលគ្មានទាយាទស្នងមតិក។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៤៣	ទ្រព្យសកម្ម	សំដៅដល់ធនធានធានាដែលអង្គភាពគ្រប់គ្រង ជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយអង្គភាពរំពឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ឬ សក្តានុពលសេវាសាធារណៈអនាគតពីធនធានទាំងនោះ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៤៤	ទ្រព្យសកម្មហិរញ្ញវត្ថុ	សំដៅដល់ទ្រព្យសកម្មទាំងឡាយណាដែលជា (ក) សាច់ប្រាក់ (ខ) ឧបករណ៍មូលធនរបស់អង្គភាពផ្សេងទៀត និង (គ) សិទ្ធិតាមកិច្ចសន្យាមួយ ដើម្បីទទួលបានសាច់ប្រាក់ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ឬ ដោះដូរឧបករណ៍ហិរញ្ញវត្ថុជាមួយអង្គភាពដទៃ ដើម្បីទទួលបានផលចំណេញ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៤៥	ទ្រព្យសម្បត្តិរដ្ឋ	សំដៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានថាជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានថាជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៤៦	ធនធានព្រៃឈើ	សំដៅដល់ប្រព័ន្ធផ្សេងៗជាតិ និងសិប្បនិម្មិតនៃធនធានរុក្ខជាតិសត្វព្រៃ ដីព្រៃឈើ និងធនធានធម្មជាតិដទៃទៀតដែលជាសេវាកម្មផ្តល់ដោយព្រៃឈើ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៤៧	ធនធានធម្មជាតិ	សំដៅដល់សមាសធាតុទាំងអស់ដែលស្ថិតនៅក្នុងដី លើដី ឬ ក្រោមដី នៃដែនគោក ភ្នំ ខ្ពស់រាប ដែនទឹក ដែនសមុទ្រ កោះ បាតសមុទ្រ ក្រោមបាតសមុទ្រ និងដែនអាកាស ក្នុងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទ្រព្យសម្បត្តិរដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	បរិយាយ	ប្រភព
៤៨	និយ័តកម្ម គណនេយ្យ	សំដៅដល់ការកត់ត្រាកែតម្រូវលេខគណនេយ្យដែលបានកត់ត្រាខុស និងការកត់ត្រាប្រតិបត្តិការចំណូលឬ ចំណាយជាស្ថាពរដែលពាក់ព័ន្ធនឹងការធ្វើនិយ័តកម្មគណនេយ្យ ការប្តូរកសុបត្ថលេខ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់គណនេយ្យសាធារណៈ ដើម្បីធានាឱ្យបាននូវការគោរពតាមស្តង់ដារគណនេយ្យសាធារណៈកម្ពុជា និងអន្តរជាតិ។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិង គណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៤៩	នីតិបុគ្គលដទៃ ទៀតដែល ទទួលផល ប្រយោជន៍ពី ថវិការដ្ឋ	សំដៅដល់អង្គ ឬ អង្គភាពដទៃទៀត ឬ អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងមិនចំណុះក្រសួង ស្ថាប័ន ដែលមិនមែនរដ្ឋបាលសាធារណៈដោយទទួលបានថវិកាមួយចំនួនពីថវិការដ្ឋ និងឥណទានមួយចំនួនក្រៅពីថវិការដ្ឋ ដើម្បីអនុវត្តការងាររបស់ខ្លួន ជាអាទិ៍ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គណៈត្រួតពិនិត្យកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិង គណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៥០	បញ្ជីខ្មៅ	សំដៅដល់បញ្ជីហាមឃាត់ការចូលរួមរបស់អ្នកដេញថ្លៃក្នុងដំណើរការលទ្ធកម្មសាធារណៈ ដែលសម្រេចដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៥១	បុព្វលាភ	សំដៅដល់ចំណូលដែលអ្នកកាន់អាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាត ត្រូវបង់ជូនរដ្ឋ តាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវបានរក្សាទុក សម្រាប់ប្រើប្រាស់ក្នុងគោលដៅរក្សានិរន្តរភាពបរិស្ថាន និងស្ថាប័នជាតិឡើងវិញ។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (ឆ្នាំ២០២២)
៥២	ប្រទានកម្ម	សំដៅដល់កិច្ចសន្យានៃការឱ្យ ឬ ការផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដោយមិនយកថ្លៃដល់បុគ្គលម្នាក់ ឬ ច្រើននាក់ ដែលព្រមទទួលយកទ្រព្យនោះ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៥៣	ប្រធានកម្មវិធី	សំដៅដល់ថ្នាក់ដឹកនាំ ដែលត្រូវតែងតាំងដោយរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាអាណាប័កដើមខ្សែ ដើម្បីទទួលខុសត្រូវលើការរៀបចំថវិកា ការសម្របសម្រួលការតាមដាន និងការជំរុញកិច្ចប្រតិបត្តិការនានាក្នុងកម្រិតកម្មវិធីរួមទាំងការអនុវត្តថវិកា ដើម្បីសម្រេចបាននូវសមិទ្ធកម្មតាមការគ្រោងទុក។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៥៤	ប្រធានអង្គភាព ថវិកា	សំដៅដល់ប្រតិបត្តិការទទួលខុសត្រូវលើកិច្ចប្រតិបត្តិការនានាក្នុងក្របខ័ណ្ឌសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ខ្លួន រួមទាំងការរៀបចំថវិកា ការអនុវត្តថវិកា និងសមិទ្ធកម្មដែលបានគ្រោងចំពោះមុខប្រធានកម្មវិធី និងអាណាប័កដើមខ្សែ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៥៥	ប្រព័ន្ធ ត្រួតពិនិត្យ ផ្ទៃក្នុង	សំដៅដល់វិធានការ ឬ ដំណើរការត្រួតពិនិត្យដែលបានរៀបចំ និងអនុវត្តដោយអង្គភាពផ្ទាល់ ដើម្បីផ្តល់ការធានាសមស្របក្នុងគោលបំណងសម្រេចបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃកិច្ចប្រតិបត្តិការ	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		ភាពជឿទុកចិត្តបាន និងសុចរិតភាពនៃព័ត៌មាន ព្រមទាំងអនុលោមភាពទៅនឹងគោលការណ៍ ផែនការ នីតិវិធី និងបទប្បញ្ញត្តិជាធរមាន។	
៥៦	ប្រសិទ្ធភាព	សំដៅដល់ថវិកាដែលត្រូវបែងចែកត្រឹមត្រូវ និងចំណាយទៅលើការងារដែលបានកំណត់ទុក ហើយចំណាយត្រូវអនុវត្តដោយធានាបានតម្លៃនៃលុយ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៥៧	ប្លង់គណនេយ្យសាធារណៈ	សំដៅដល់សំណុំនៃគណនី ឬ អនុគណនីនីមួយៗ ដែលបានប្រមូលផ្តុំទៅក្នុងតារាងមួយ ទៅតាមប្រភេទនៃសមាសធាតុតារាងតុល្យការ និងត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងកិច្ចបញ្ជាក់គណនេយ្យ។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៥៨	ផែនការលទ្ធកម្ម	សំដៅដល់ការកំណត់ពីតម្រូវការរបស់ស្ថាប័នអនុវត្តលទ្ធកម្មក្នុងរយៈពេលជាក់លាក់ និងកំណត់ពីពេល និងនីតិវិធីសម្រាប់អនុវត្តកិច្ចលទ្ធកម្ម ក្នុងគោលបំណងបំពេញបាននូវតម្រូវការប្រើប្រាស់នៅពេលត្រូវការ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៥៩	ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត	សំដៅដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៦០	ភតិកៈ	សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ ដែលសន្យាថានឹងបង់ថ្លៃឈ្នួល ដើម្បីជាថ្លៃនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីទ្រព្យសម្បត្តិរដ្ឋណាមួយ ដែលជាកម្មវត្ថុនៃកិច្ចសន្យាជួលនោះ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៦១	ភាគចំណែករបស់រដ្ឋ	សំដៅដល់ចំណូលរបស់រដ្ឋ ដែលបានមកពីការបែងចែកតាមអត្រាពីផលនៃការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ប្រតិបត្តិការអាជីវកម្មរវាងរដ្ឋនិងឯកជន ផលបានពីសម្បទានទ្រព្យសម្បត្តិរដ្ឋ និងផលដទៃទៀតតាមការកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬ លិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
៦២	ភាគលាភ	សំដៅដល់ចំណែកទឹកប្រាក់ដែលបានពីការបែងចែកប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងលក្ខន្តិកៈនៃការបង្កើតក្រុមហ៊ុន។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
៦៣	ភាពជាដៃគូរវាងរដ្ឋនិងឯកជន	សំដៅដល់ការព្រមព្រៀងរវាងភាគីរដ្ឋនិងដៃគូឯកជនមួយ ឬ ច្រើន ដើម្បីស្តារ សាងសង់ ជួសជុល គ្រប់គ្រង ប្រតិបត្តិការ និង/ឬ ថែទាំលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទ្រព្យសម្បត្តិគម្រោង ឬ ដើម្បីផ្តល់សេវាសាធារណៈ នៅក្នុងអំឡុងពេលកំណត់ណាមួយ ដោយដៃគូ	អនុក្រឹត្យលេខ៤១ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ (ឆ្នាំ២០២០)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		ឯកជនត្រូវធ្វើការវិនិយោគ ទទួលបន្ទុកហានិភ័យ និងទទួលអត្ថប្រយោជន៍ដោយផ្អែកលើសមិទ្ធកម្ម និងដោយអនុលោមតាម ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន។	
៦៤	ភាពជាអាជ្ញា	សំដៅដល់ច្បាប់ស្តីពីហិរញ្ញវត្ថុ ដែលតម្រូវឱ្យគោរពដាច់ខាតនិងពុំអាចបំពានដោយស្ថាប័នសាធារណៈណាមួយឡើយ ហើយច្បាប់នេះក៏មានឧត្តមភាពទៅលើច្បាប់នានាផងដែរ ខាងផ្នែកទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៦៥	ភាពជឿទុកចិត្តបាន	សំដៅដល់ព័ត៌មាន ឬ ទិន្នន័យអំពីថវិកា ដែលត្រូវមានភាពពេញលេញគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងមានសង្គតិភាព។ ទន្ទឹមនេះ, ការពណ៌នាអំពីព័ត៌មានហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ក៏តម្រូវឱ្យមានភាពស្មោះត្រង់និងសុចរិត មិនបំភ្លើង ឬ លាក់លៀមនូវចំណូល ឬ ចំណាយណាមួយឡើយ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៦៦	មុខសញ្ញាលទ្ធកម្ម	សំដៅដល់មុខទំនិញ សំណង់ សេវាកម្ម ឬ សេវាទីប្រឹក្សា ដែលជាកម្មវត្ថុនៃការដេញថ្លៃ ពិគ្រោះថ្លៃ ស្ទង់តម្លៃ ឬ ការចរចាថ្លៃ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៦៧	រដ្ឋបាលថ្នាក់ក្រោមជាតិ	សំដៅដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជានីតិបុគ្គលសាធារណៈ ហើយមានស្វ័យភាពក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ ដែលមានសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្ត លើកលែងតែករណីមានបញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៦៨	រដ្ឋបាលថ្នាក់ជាតិ	សំដៅដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងមន្ទីរជំនាញក្រោមឱវាទ លើកលែងតែករណីមានបញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៦៩	របៀបវារៈគោលនយោបាយ	សំដៅដល់យុទ្ធសាស្ត្រសម្រាប់សម្រេចចិត្តវិស័យរបស់រាជរដ្ឋបាលដែលឆ្លុះបញ្ចាំងក្នុងផែនការរដ្ឋ ដែលមានរួមមានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយតាមវិស័យ និងអនុវិស័យរបស់ក្រសួង ស្ថាប័ន។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៧០	រយៈពេលមធ្យម	សំដៅដល់រយៈពេលដែលមិនតិចជាង ៣ (បី) ឆ្នាំ និងមិនលើសពី ៥ (ប្រាំ) ឆ្នាំ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៧១	លទ្ធកម្ម	សំដៅដល់ការទិញ ឬ ការរកទិញបាននូវទំនិញ សំណង់ សេវាកម្ម ឬ សេវាទីប្រឹក្សាតាមរយៈវិធីសាស្ត្រដែលមានចែងក្នុងច្បាប់នេះ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៧២	លទ្ធកម្មប្រកបដោយចីរភាព	សំដៅដល់ដំណើរការនៃកិច្ចលទ្ធកម្មដោយបានគិតគូរអំពីការកាត់បន្ថយផលប៉ះពាល់ដែលអាចកើតឡើងដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៧៣	លទ្ធកម្មសាធារណៈ	សំដៅដល់កិច្ចលទ្ធកម្មដែលធ្វើឡើងដោយស្ថាប័នអនុវត្តលទ្ធកម្ម/អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	បរិយាយ	ប្រភព
៧៤	លទ្ធកម្មនៃកម្មសិទ្ធិ	សំដៅដល់ការទទួលបាននូវកម្មសិទ្ធិលើទ្រព្យសម្បត្តិណាមួយដោយរដ្ឋ តាមទម្រង់មូល ឬ មុធា។ ក្នុងនោះ, លទ្ធកម្មនៃកម្មសិទ្ធិតាមទម្រង់មូល សំដៅដល់ការទិញ ដូរ និងការទទួលបានតាមរយៈការធ្វើអស្សាមិករណ៍ និងសិទ្ធិបុព្វក្រៃ។ លទ្ធកម្មនៃកម្មសិទ្ធិតាមទម្រង់មុធា សំដៅដល់ប្រទានកម្ម អច្ឆ័យទាន ទ្រព្យនិទាយាទភាព ទ្រព្យអត់ម្ចាស់ បដិទាន ទ្រព្យវិបក្ខសដោយសេចក្តីសម្រេចរបស់តុលាការ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៧៥	លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ	សំដៅដល់កិច្ចសន្យា កិច្ចព្រមព្រៀង សៀវភៅបន្ទុក អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតគតិយុត្តផ្សេងទៀត ដែលមានកម្មវត្ថុបង្កើតចំណូលមិនមែនសារពើពន្ធ ឬ កំណត់អំពីកាតព្វកិច្ចហិរញ្ញវត្ថុសាធារណៈ។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
៧៦	លិខិតបទដ្ឋានគតិយុត្ត	សំដៅដល់ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេចរាជរដ្ឋាភិបាល សារាចរាជរដ្ឋាភិបាល ប្រកាសក្រសួង ស្ថាប័ន សេចក្តីសម្រេចរបស់ក្រសួង ស្ថាប័ន និងសារាចររបស់ក្រសួង ស្ថាប័ន។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
៧៧	លិខិតយុត្តិការ	សំដៅដល់លិខិតដែលធ្វើឡើងត្រឹមត្រូវ សមហេតុ សមផលតាមច្បាប់។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៧៨	វិន័យហិរញ្ញវត្ថុសាធារណៈ	សំដៅដល់ការគោរព និងអនុវត្តតាមគោលការណ៍ បទប្បញ្ញត្តិ និងនីតិវិធីជាធរមានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគោរពតាមលក្ខខណ្ឌនៃសូចនាករសំខាន់ៗកំណត់ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំក្របខ័ណ្ឌថវិកា និងពង្រឹងប្រសិទ្ធភាពនិងវិន័យក្នុងការអនុវត្ត ដើម្បីធានានូវចីរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
៧៩	វិបារូបន៍	សំដៅដល់ការដកសាច់ប្រាក់ ឬ ចាយប្រាក់លើសចំនួនដែលមាននៅក្នុងគណនីប្រាក់បញ្ញើ។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៨០	វិសេសភាព	សំដៅដល់ចំណូលនិងចំណាយ ដែលជាកម្មវត្ថុត្រូវបង្ហាញអំពីមូលដ្ឋានគិតគូរលម្អិតច្បាស់លាស់ នៅក្នុងការរៀបចំច្បាប់ហិរញ្ញវត្ថុ។ ចំណូលត្រូវបង្ហាញប្រភេទធំៗ រីឯចំណាយត្រូវបង្ហាញអំពីគោលបំណង និងគោលដៅនៃការប្រើប្រាស់ឥណទានថវិកា និងមានមុខសញ្ញាប្រើប្រាស់ច្បាស់លាស់ ព្រមទាំងស្ថិតនៅក្នុងកម្រិតអតិបរមាកំណត់។ ក្នុងន័យនេះ, ថវិកាត្រូវបង្ហាញច្បាស់លាស់អំពីគោលបំណង និងគោលដៅនៃសកម្មភាពការងារសាធារណៈទាំងឡាយ ដែលតម្រូវឱ្យប្រមូលចំណូលទាំងអស់ និងទូទាត់ចំណាយទាំងអស់របស់ថវិការដ្ឋ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
៨១	សកលភាព	សំដៅដល់គ្រប់ប្រភេទចំណូលទាំងអស់ ដែលត្រូវប្រើប្រាស់សម្រាប់ រាល់មុខចំណាយដោយគ្មានលក្ខខណ្ឌ។ គ្រប់ប្រភេទចំណូលទាំងអស់ ត្រូវប្រមូល កត់ត្រា និងបង់ទាំងស្រុងចូលគណនីទោលរតនាគារ និង មិនត្រូវយកទៅកាត់កងដោយគ្រប់ជាមួយចំណាយណាមួយឡើយ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៨២	សមមូល សាច់ប្រាក់	សំដៅដល់ទ្រព្យសកម្មដែលអាចបំប្លែងទៅជាសាច់ប្រាក់បានឆាប់ រហ័ស។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (ឆ្នាំ២០២២)
៨៣	សមិទ្ធកម្ម	សំដៅដល់លទ្ធផលនៃការអនុវត្តវិកាទាំងហិរញ្ញវត្ថុ និងមិនមែន ហិរញ្ញវត្ថុ ដែលអាចវាស់វែងបានក្នុងទម្រង់ជាសូចនាករគន្លឹះ សម្រាប់ ជាមូលដ្ឋាននៃការវាយតម្លៃភាពសន្សំសំចៃ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៨៤	សមុច្ច័យ	សំដៅដល់វត្ថុ ឬ ស្នាដៃសិល្បៈដែលមានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ អប់រំ សោភ័ណភាព ដែលត្រូវបានប្រមូលមកសន្សំ និងរក្សាទុកដោយ មានការកត់ត្រា និងចុះបញ្ជីត្រឹមត្រូវ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៨៥	សវនកម្មផ្ទៃក្នុង	សំដៅដល់សកម្មភាពពិគ្រោះយោបល់ និងការធានាអះអាងដោយ ឯករាជ្យ មិនលំអៀង ដោយប្រើអភិក្រមជាប្រព័ន្ធ មានជំនាញ ត្រឹមត្រូវក្នុងការវាយតម្លៃ និងបង្កើនប្រសិទ្ធភាពលើដំណើរការ គ្រប់គ្រងហានិភ័យ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ច ដើម្បី បន្ថែមតម្លៃ និងធ្វើឱ្យប្រតិបត្តិការប្រសើរឡើងដែលអនុញ្ញាតឱ្យ អង្គភាពសម្រេចគោលបំណងតាមការកំណត់។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៨៦	សហគ្រាស សាធារណៈ	សំដៅដល់នីតិបុគ្គលដែលមានស្វ័យភាពហិរញ្ញវត្ថុ ដែលមានដើមទុន ទាំងអស់ ឬ ភាគច្រើនជាប់របស់រដ្ឋ។ ក្រៅពីបទប្បញ្ញត្តិដែលមានចែង ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងសហគ្រាស សាធារណៈ ជាកម្មវត្ថុនៃការកំណត់ដោយច្បាប់ដែលមានការពាក់ព័ន្ធ ផ្សេងទៀត។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
៨៧	សន្តតិកម្ម	សំដៅដល់ការផ្ទេរសិទ្ធិ និងករណីកិច្ចរបស់មតកជនទៅសន្តិជនម្នាក់ ឬ ច្រើននាក់ តាមឆន្ទៈ ឬ តាមច្បាប់។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៨៨	សម្បទានសេវា សាធារណៈ	សំដៅដល់ការប្រគល់សិទ្ធិរបស់រដ្ឋទៅឱ្យបុគ្គលឯកជនក្នុងការផ្គត់ផ្គង់ សេវាសាធារណៈដោយផ្ទាល់ ឬ ដោយប្រយោល ដើម្បីជាប្រយោជន៍ សាធារណៈ តាមរយៈការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ឬ តាមរយៈការផ្តល់សិទ្ធិជូនបុគ្គលឯកជនលើការធ្វើអាជីវកម្មលើទ្រព្យ សម្បត្តិរដ្ឋ ឬ លើសេវាសាធារណៈ ដែលពុំមែនជាសេវាអធិបតេយ្យ របស់រដ្ឋ។ សម្បទានសេវាសាធារណៈ ចែកចេញជាសម្បទាន ហេដ្ឋា- រចនាសម្ព័ន្ធ និងសម្បទានគ្រប់គ្រងសេវាសាធារណៈ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
៨៩	សមុទ្រ	សំដៅដល់វត្ថុ ឬ ស្ថានីយ៍ដែលមានតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ អប់រំ សោភ័ណភាព ដែលត្រូវបានប្រមូលមកសន្សំ និងរក្សាទុកដោយ មានការកត់ត្រា និងចុះបញ្ជីត្រឹមត្រូវ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៩០	សិទ្ធិពិសេស	សំដៅដល់សិទ្ធិបុព្វក្រៃ សិទ្ធិអស្សាមិករណ៍ សិទ្ធិលើសេរីភាព ព្រមទាំងសិទ្ធិដទៃទៀតដែលមានលក្ខណៈជាបទបញ្ជា និងជាធនធានសិទ្ធិរបស់រដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៩១	សិទ្ធិបុព្វក្រៃ	សំដៅដល់សិទ្ធិដែលមានចែងក្នុងច្បាប់ កិច្ចសន្យាដោយស្ម័គ្រចិត្ត ក្នុងការផ្តល់ឱ្យទៅនីតិបុគ្គលសាធារណៈ ឬ នីតិបុគ្គលក្នុងក្រុមប្រឹក្សាសិទ្ធិ រដ្ឋសិទ្ធិដំបូងក្នុងការទិញអចលនទ្រព្យបម្រើឱ្យផលប្រយោជន៍ សាធារណៈក្នុងក្រុងខេត្ត ដែលម្ចាស់កម្មសិទ្ធិយល់ព្រម។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៩២	សេចក្តីបញ្ជាក់	សំដៅដល់ការបញ្ជាក់ទទួលស្គាល់ដោយអាណាប័កលើសេវាបានបំពេញ រួមមានការបញ្ជាក់ទទួលស្គាល់លើការប្រគល់ទទួលទំនិញ ឬ សេវាកម្មពីអ្នកផ្គត់ផ្គង់។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិង គណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
៩៣	សេវាសាធារណៈ	សំដៅដល់បន្ទុកដែលដាក់លើដីមួយហោរដីបម្រើ ដែលតម្រូវជា កាតព្វកិច្ចឱ្យកម្មសិទ្ធិករ ឬ ម្ចាស់សិទ្ធិប្រតិបត្តិតាម ក្នុងគោលដៅបម្រើ ផលប្រយោជន៍សាធារណៈ ឬ ផ្តល់សេវាសាធារណៈ ឬ ដើម្បីធានា ដល់ការការពារ ឬ អភិរក្សសម្បត្តិបេតិកភណ្ឌ តំបន់ការពារធម្មជាតិ ឬ តំបន់អភិរក្សធនធានធម្មជាតិ ឬ ធានាដល់ការការពារ ឬ អភិរក្សទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋដទៃទៀត។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៩៤	សេវាទីប្រឹក្សា	សំដៅដល់សេវាជំនាញការដែលផ្តល់ដោយក្រុមហ៊ុនទីប្រឹក្សា ឬ ទីប្រឹក្សាឯកត្តជនដែលពាក់ព័ន្ធនឹងគម្រោងណាមួយ ឬ សម្រាប់ ការពង្រឹងពង្រីកស្ថាប័ន ឬ បង្កើនសមត្ថភាព។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៩៥	សេវាសាធារណៈ	សំដៅដល់រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬ ភ្នាក់ងាររដ្ឋ ឬ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋ ដែលបំពេញ ការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើឡើងដោយផ្នែកឯកជន និងសង្គមស៊ីវិលដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋ ឬ ភ្នាក់ងាររដ្ឋ ក្នុងគោលដៅ បម្រើផលប្រយោជន៍សាធារណៈ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៩៦	សំណង	សំដៅដល់រាល់សកម្មភាពដែលពាក់ព័ន្ធនឹងការងារសាងសង់ ការងារ ជួសជុល ការធ្វើឡើងជាថ្មី ការកែឡើង ការជីក ការបូម និងការងារ ប្រហាក់ប្រហែល ដែលបង្កើតឱ្យមានការប្រើប្រាស់កម្លាំងពលកម្ម គ្រឿងម៉ាស៊ីន បរិក្ខារ និងបច្ចេកវិទ្យា។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
៩៧	សំណុំឯកសារ ស្នើដេញថ្លៃ	សំដៅដល់សំណុំឯកសាររួមមាន ឯកសារដេញថ្លៃដែលបានបំពេញ ដោយអ្នកដេញថ្លៃ និងឯកសារភ្ជាប់មួយចំនួនទៀត ដូចមានតម្រូវក្នុង	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		ឯកសារដេញថ្លៃ ដែលអ្នកដេញថ្លៃបានដាក់នៅស្ថាប័នអនុវត្តលទ្ធកម្ម សម្រាប់គោលបំណងផ្គត់ផ្គង់ទំនិញ ទទួលបានការសំណង ផ្តល់សេវាកម្ម ឬ សេវាទីប្រឹក្សា។	
៩៨	ស្ថានភាព	សំដៅស្ថានភាពអត្តសញ្ញាណ និងស្ថានភាពសកម្មភាពនៃប្រព័ន្ធអ្នកកម្ម កំប៉ង់ និងអង្គការអន្តរជាតិ ស្ថានភាពក្នុងស៊ីល ស្ថានភាពក្នុងស៊ីល និង ស្ថានភាពក្នុងស៊ីលកិច្ចិយស។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
៩៩	ស្ថាប័ន	សំដៅដល់ស្ថាប័នក្រៅពីក្រសួង ដែលបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ឬ បង្កើតឡើងដោយច្បាប់ ដែលដឹកនាំដោយ ប្រធានជាអាណាប័កដើម្បីខ្សែនៃថវិការបស់ស្ថាប័នសាមី។	
១០០	ស្ថាប័ន និម្មាបនករ	សំដៅដល់ស្ថាប័នដែលមានសិទ្ធិ និងអំណាចក្នុងការផ្ដើម ដឹកនាំ រៀបចំ និងគ្រប់គ្រង។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (ឆ្នាំ២០២២)
១០១	ស្ថាប័នអនុវត្ត លទ្ធកម្ម	សំដៅដល់ក្រសួង ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព ស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ដែលអនុវត្តលទ្ធកម្មសាធារណៈ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១០២	ហិរញ្ញវត្ថុ សាធារណៈ	សំដៅដល់ធនធាននិងបន្ទុករបស់រដ្ឋ ដែលរួមមាន ចំណូល ចំណាយ ទ្រព្យសកម្ម និងទ្រព្យអកម្ម ដែលរដ្ឋត្រូវគ្រប់គ្រង ប្រើប្រាស់ និង ចាត់ចែងឱ្យមានចីរភាព ស្ថិរភាព និងប្រសិទ្ធភាពក្នុងរយៈពេលមធ្យម និងវែង ក្នុងគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេស។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១០៣	អ្នករាជការ សាធារណៈ	សំដៅដល់ (ក) បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬ ស្ថាប័នតុលាការដែលត្រូវបានតែងតាំងដោយ ដោយលិខិតបទដ្ឋានគតិយុត្ត ទោះជាអចិន្ត្រៃយ៍ ឬ ជាបណ្តោះអាសន្ន ក្តី ទោះជាបានទទួល ឬ មិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពី ឋានៈ អាយុរបស់បុគ្គលនោះឡើយ (ខ) បុគ្គលទៀត ដែលធ្វើការ ក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈ ឬ សហគ្រាស សាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែលមានចែង នៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១០៤	អង្គភាពត្រួត ពិនិត្យថវិកា	សំដៅដល់អង្គភាពដែលត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ដាក់ឱ្យនៅអមក្រសួង ស្ថាប័ន អង្គភាព សាធារណៈប្រហាក់ប្រហែល និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ អង្គភាពដែលនៅកៀក ឬ ស្ថិតនៅកម្រិតអនុវត្តថវិកា ដែលត្រូវបាន ផ្តល់ប្រតិភូកម្មដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បី បំពេញមុខងារត្រួតពិនិត្យហិរញ្ញវត្ថុ ត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម សាធារណៈ និងត្រួតពិនិត្យនិងជំរុញការប្រមូលចំណូលមិនមែន សារពើពន្ធ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	បរិយាយ	ប្រភព
១០៥	អង្គភាពថវិកា	សំដៅដល់អង្គភាពដែលក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី បានផ្តល់ អាណត្តិកិច្ចច្បាស់លាស់ក្នុងការអនុវត្តសកម្មភាពការងារ ដើម្បីបង្កើត បានជាលទ្ធភាពជាក់លាក់ អាចវាស់វែងបាន និងរួមចំណែកក្នុងការ សម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន អង្គភាព សាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងរង្វង់ ឥណទានថវិកាដែលបានវិភាជន៍។ អង្គភាពថវិកាអាចជា អគ្គនាយកដ្ឋាន ឬ អង្គភាពដែលមានថ្នាក់ស្មើ ឬ កម្រិតប្រហាក់- ប្រហែលអគ្គនាយកដ្ឋាន ឬ នាយកដ្ឋាន ហើយរចនាសម្ព័ន្ធគ្រប់គ្រង ច្បាស់លាស់ ព្រមទាំងមានការងារ ចំនួនបុគ្គលិក និងទំហំសមស្រប។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១០៦	អង្គភាពទទួល បន្ទុកហិរញ្ញវត្ថុ	សំដៅដល់អង្គភាពតែមួយគត់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អាណាប័កដើមខ្សែរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល មានតួនាទី និងភារកិច្ចដឹកនាំ ណែនាំ គាំទ្រ និងសម្របសម្រួល ជាមួយគ្រប់អង្គភាពថវិកា និងបូកសរុបរបាយការណ៍។ អង្គភាពទទួល បន្ទុកហិរញ្ញវត្ថុអាចជាអគ្គលេខាធិការដ្ឋាន ជាអគ្គនាយកដ្ឋាន ឬ ជា នាយកដ្ឋាន ឬ ទីចាត់ការ ឬ ការិយាល័យទទួលបន្ទុកការងារហិរញ្ញវត្ថុ ដែលទទួលបន្ទុកការងារថវិកានិងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១០៧	អង្គភាពរដ្ឋ មិនមានបុគ្គល ភាពគតិយុត្ត	សំដៅដល់អង្គភាពចំណុះក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវប្រគល់ មុខងារ ឬ បង្កើតឱ្យអនុវត្តថវិកាឧបសម្ព័ន្ធ តាមលក្ខណៈវិនិច្ឆ័យ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១០៨	អង្គភាព សាធារណៈ ប្រហាក់- ប្រហែល	សំដៅដល់អង្គភាពសាធារណៈ ក្រៅពីក្រសួង ស្ថាប័ន ហើយពុំមែន ជាអង្គភាពក្រោមឱវាទរបស់ក្រសួង ឬ ស្ថាប័នណាមួយឡើយ។ អង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវបង្កើតដោយលិខិតបទដ្ឋាន គតិយុត្តជាធរមាន និងទទួលបានហិរញ្ញប្បទានទាំងស្រុង ឬ មួយផ្នែកនៃ ថវិកាជាតិ ដែលដឹកនាំដោយប្រធានជាអាណាប័កដើមខ្សែនៃថវិកា របស់សាមីអង្គភាពសាធារណៈ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១០៩	អង្គភាព ស្វ័យភាព ហិរញ្ញវត្ថុ	សំដៅដល់អង្គភាពស្វ័យភាពហិរញ្ញវត្ថុនៃនីតិបុគ្គលសាធារណៈ ដែល ធ្វើអាជីវកម្មសេវាកម្ម មានលក្ខណៈពាណិជ្ជកម្ម និងមិនស្ថិតក្រោម ទម្រង់នៃសហគ្រាសសាធារណៈ ឬ គ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយសារទំហំអាជីវកម្ម សេវាកម្ម ឬ កម្រិតដើមទុន ឬ លក្ខណៈ ពិសេសនៃកិច្ចប្រតិបត្តិការរបស់ខ្លួន។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (ឆ្នាំ២០២២)
១១០	អចលនទ្រព្យ របស់រដ្ឋ	សំដៅដល់អចលនវត្ថុពិភពលោក អចលនវត្ថុពិភពរស់នៅ និង អចលនវត្ថុតាមការកំណត់របស់ច្បាប់។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង

គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ល.រ.	ពាក្យគន្លឹះ	បរិយាយ	ប្រភព
			លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១១១	អច្ឆ័យទាន	សំដៅដល់ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឱ្យមនុស្សម្នាក់ ឬ ច្រើននាក់ នូវទ្រព្យសម្បត្តិរបស់ខ្លួន តាមរយៈមតកសាសន៍។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១១២	អនុប្បទាន	សំដៅដល់ការផ្ទេរសិទ្ធិ ឬ ទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ដែលជាអនុប្បទាយី ទៅឱ្យបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១១៣	អនុប្បយោគ	សំដៅដល់ការផ្លាស់ប្តូរប្រភេទទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១១៤	អង្គភាពអនុវត្ត ថវិកា	សំដៅដល់អង្គភាពថវិកា និងអង្គភាពផ្សេងៗទៀតចំណុះក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលអនុវត្តថវិកា។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១១៥	អតិរេក សាច់ប្រាក់	សំដៅដល់ខ្ទង់ចំណូលដែលនៅសល់ជាក់ស្តែង ក្រោយពេលដែលចំណូលគ្រប់ប្រភេទដែលទទួលបាន ដកចេញនូវចំណាយគ្រប់ប្រភេទដែលបានចំណាយរួច។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (ឆ្នាំ២០២២)
១១៦	អធិការកិច្ច ហិរញ្ញវត្ថុ	សំដៅដល់ការត្រួតពិនិត្យ ស្រាវជ្រាវ អង្កេត និងផ្ទៀងផ្ទាត់លើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ ដើម្បីចូលរួមធានាគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ (ឆ្នាំ២០២៣)
១១៧	អធិប្បយោគ	សំដៅដល់ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋមកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១១៨	អសាធនភាព	សំដៅដល់ភាពមិនអាចសងបំណុលទាំងអស់បាន តាមគណប្រតិទាន។	ច្បាប់ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (ឆ្នាំ២០២២)
១១៩	អស្សាមិករណ៍	សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬ សិទ្ធិប្រព្យក្ស លើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមានដី សំណង់ និងដំណាំដាំដុះ សម្រាប់បម្រើការស្ថាបនា ស្ដារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ដែលបម្រើប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់	ច្បាប់ស្តីពីការគ្រប់គ្រង ការ ប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	មរិយា	ប្រភព
		នូវសំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។	
១២០	អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ	សំដៅដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងគ្រប់គ្រងតាមដាន និងត្រួតពិនិត្យលើការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១២១	អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ	សំដៅដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដទៃទៀត ដែលកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។	ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២៣)
១២២	អាជ្ញានុករី	សំដៅដល់មន្ត្រីដែលរាជការមុខក្រសួងចាត់ឱ្យទៅបំពេញកិច្ចការផ្សេងៗ។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
១២៣	អាណាប័ក	សំដៅដល់អ្នកមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ក្នុងការបញ្ជាកិច្ចប្រតិបត្តិការចំណូល និងចំណាយថវិការបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។ អាណាប័ក រួមមាន អាណាប័កដើមខ្សែ អាណាប័កផ្ទេរសិទ្ធិ និងអាណាប័កជំនួស។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
១២៤	អាណាប័កដើមខ្សែ	សំដៅដល់រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងមេឃុំ ដែលមានសិទ្ធិពេញលេញក្នុងការបញ្ជាចំណូល និងចំណាយថវិកាដោយខ្លួនឯងផ្ទាល់ ដោយត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និងមុខងាររបស់ខ្លួន។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
១២៥	អាណាប័កជំនួស	សំដៅដល់ថ្នាក់ដឹកនាំក្រោមឱវាទ ដែលទទួលបានការចាត់តាំងពីអាណាប័កដើមខ្សែ ឬ អាណាប័កផ្ទេរសិទ្ធិ ដើម្បីប្រគល់សិទ្ធិជំនួសខ្លួន ឬ ដើម្បីផ្ទេរសិទ្ធិ ដោយផ្អែកលើបទបញ្ជាគណនេយ្យសាធារណៈ ក្នុងពេលដែលអាណាប័កដើមខ្សែ ឬ អាណាប័កផ្ទេរសិទ្ធិ អវត្តមាន ឬ មានធុរៈ។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
១២៦	អាណាប័កផ្ទេរសិទ្ធិ	សំដៅដល់ប្រធានអង្គភាពថវិកាក្រោមឱវាទ ដែលបានទទួលសិទ្ធិពីអាណាប័កដើមខ្សែ សម្រាប់អនុវត្តកិច្ចប្រតិបត្តិការថវិកាក្នុងរង្វង់ឥណទានដែលវិភាជជូន ដើម្បីសម្រេចសមិទ្ធកម្មតាមការគ្រោងទុក។	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
១២៧	អំពើឃុបឃិត	សំដៅដល់ផែនការ ឬ ការរៀបចំឡើងវិញរវាងអ្នកដេញថ្លៃពីរ ឬ ច្រើននាក់ ដើម្បីបង្កើតតម្លៃដេញថ្លៃសិប្បនិម្មិតគ្មានលក្ខណៈប្រកួតប្រជែងពិតប្រាកដ ឬ ធ្វើឱ្យមានឥទ្ធិពលលើសកម្មភាពរបស់ភាគីណាមួយក្នុងដំណើរការលទ្ធកម្មសាធារណៈ ឬ ធ្វើឱ្យមានការជះឥទ្ធិពលលើការអនុវត្តកិច្ចសន្យា។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	បរិយាយ	ប្រភព
១២៨	អំពើបង្ខំបង្ខំ	សំដៅដល់ការហាមឃាត់ ឬ ការគម្រាមកំហែងដោយផ្ទាល់ ឬ ដោយប្រយោលធ្វើឱ្យមានគ្រោះថ្នាក់ដល់បុគ្គល ឬ ទ្រព្យសម្បត្តិរបស់បុគ្គល ដើម្បីធ្វើឱ្យមានឥទ្ធិពលដល់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈរបស់បុគ្គលនោះ ឬ ធ្វើឱ្យមានការជះឥទ្ធិពលលើការអនុវត្តកិច្ចសន្យា។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១២៩	អំពើបង្ខំ	សំដៅដល់ការបកស្រាយបំភ្លៃហេតុការណ៍ ដើម្បីធ្វើឱ្យមានឥទ្ធិពលលើដំណើរការលទ្ធកម្មសាធារណៈ។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១៣០	អ្នកដេញថ្លៃ	សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលមានបំណងចូលរួមក្នុងកិច្ចលទ្ធកម្មសាធារណៈ និងបានដាក់សំណុំឯកសារស្នើដេញថ្លៃ ឬ ការស្នើបញ្ជាក់ពីការចាប់អារម្មណ៍។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១៣១	អ្នកទទួលការ	សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលចុះកិច្ចសន្យា លើការងារសាងសង់ ការងារជួសជុល សេវាកម្ម ឬ សេវាទីប្រឹក្សាជាមួយនឹងស្ថាប័នអនុវត្តលទ្ធកម្ម។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១៣២	អ្នកផ្គត់ផ្គង់	សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលចុះកិច្ចសន្យាលក់ទំនិញជាមួយនឹងស្ថាប័នអនុវត្តលទ្ធកម្ម។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១៣៣	ឥណទានថវិកា	សំដៅដល់ថវិការដ្ឋ ដែលអនុម័តដោយរដ្ឋសភា ពិនិត្យឱ្យយោបល់ដោយព្រឹទ្ធសភា និងប្រកាសឱ្យប្រើដោយព្រះរាជក្រមអនុញ្ញាតឱ្យប្រមូលចំណូលបង់ចូលថវិកាជាតិ និងចំណាយថវិកាជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ តាមមាតិកាថវិកា។ ឥណទានថវិកានេះ ត្រូវបានបែកចែកតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែលនីមួយៗ និងតាមប្រភេទចំណាយ។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
១៣៤	ឥណទេយ្យ	សំដៅដល់សិទ្ធិដែលស្ថាប័នសាធារណៈមាន ក្នុងការទាមទារ ឬ ប្រមូលយកអ្វីមួយពីអ្នកជាប់បំណុល។ អាណាប័កកំណត់ចំនួនទឹកប្រាក់នៃឥណទេយ្យ (ទឹកប្រាក់បំណុលសារពើពន្ធ និងមិនមែនសារពើពន្ធ) ដោយមានមូលដ្ឋានគណនាច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការប្រមូលចំណូលពីអ្នកជាប់ពន្ធ។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
១៣៥	ឥណទាយក	សំដៅដល់ស្ថាប័នសាធារណៈ ឬ ឯកជន ឬ ឯកត្តជន ដែលមានសិទ្ធិទាមទារអ្វីមួយពីអ្នកជាប់បំណុល ឬ និយាយជាមួយ សំដៅដល់ម្ចាស់បំណុល។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
១៣៦	ឥណទាយិក	សំដៅដល់ស្ថាប័នសាធារណៈ ឬ ឯកជន ឬ ឯកត្តជន ដែលមានកាតព្វកិច្ចត្រូវសងអ្វីមួយទៅម្ចាស់បំណុល ឬ និយាយជាមួយ សំដៅដល់អ្នកជាប់បំណុល។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)
១៣៧	ឯកត្តភាព	សំដៅដល់គ្រប់ចំណូលនិងចំណាយទាំងអស់ ដែលត្រូវគ្រោងព្រមគ្នានៅក្នុងឯកសារតែមួយ គឺច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នៅក្នុងការ	ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)

ល.រ.	ពាក្យគន្លឹះ	បរិយាយ	ប្រភព
		គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកត្តភាពក៏សំដៅផងដែរដល់ប្រព័ន្ធថវិកាតែមួយ ដែលមានការឯកភាពនិងមានសង្គតិភាព ហើយត្រូវអនុវត្តតាមយន្តការ ដែលមានក្របខ័ណ្ឌតែមួយច្បាស់លាស់។	
១៣៨	ឯកសារដេញថ្លៃ	សំដៅដល់សំណុំឯកសារដែលអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្មបានរៀបចំ និងផ្តល់ជាដំបូងទៅឱ្យអ្នកដេញថ្លៃ ដើម្បីប្រើសម្រាប់រៀបចំសំណុំឯកសារស្នើដេញថ្លៃ ដែលរួមមានពាក្យសុំដេញថ្លៃ សេចក្តីអញ្ជើញឱ្យចូលរួមដេញថ្លៃ ការស្នើឱ្យសំណុំឯកសារស្នើដេញថ្លៃ សេចក្តីអញ្ជើញឱ្យចូលរួមក្នុងការកំណត់បុរេលក្ខណសម្បត្តិ សេចក្តីណែនាំចំពោះអ្នកដេញថ្លៃ លក្ខណៈបច្ចេកទេស ទំហំការងារ លក្ខខណ្ឌយោង និងលក្ខខណ្ឌនៃកិច្ចសន្យា។	ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
១៣៩	ឯកសារទស្សនាទានគម្រោង	សំដៅដល់ឯកសារទស្សនាទានបឋម ដែលបញ្ជាក់អំពីសនិទានកម្មគោលដៅនៃគម្រោង តម្រូវការ និងអាទិភាពនៃគម្រោង ការផ្សារភ្ជាប់ទៅនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយតាមវិស័យ។	អនុក្រឹត្យលេខ៤១ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ (ឆ្នាំ២០២០)
១៤០	ឯកសារយុត្តិកម្ម	សំដៅដល់ឯកសារដែលបញ្ជាក់អំពីភាពអះអាងត្រឹមត្រូវតាមច្បាប់។ ឧទាហរណ៍ នៅពេលបាត់លិខិតយុត្តិការ គឺអាចចេញឯកសារយុត្តិកម្មយកមកជំនួសបាន។	អនុក្រឹត្យលេខ២៨៩ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ (ឆ្នាំ២០២៣)

ឧបសម្ព័ន្ធទី២ បញ្ជីឯកសារយោង

- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងវិសោធនកម្មចំនួន ១០ លើក
- ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០២៣)
- ច្បាប់ស្តីពីសារពើពន្ធ (ឆ្នាំ២០២៣)
- ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)
- ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ឆ្នាំ២០២២)
- ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (ឆ្នាំ២០២១)
- ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ឆ្នាំ២០២០)
- ច្បាប់ស្តីពីមូលបត្ររដ្ឋ (ឆ្នាំ២០២០)
- ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម (ឆ្នាំ២០១៦)
- ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១១)
- ច្បាប់ស្តីពីអស្សាមិករណ៍ (ឆ្នាំ២០១០)
- ច្បាប់ស្តីពីការបោះផ្សាយ និងការជួយដូរមូលបត្រមហាជន (ឆ្នាំ២០០៧)
- ច្បាប់ស្តីពីគយ (ឆ្នាំ២០០៧)
- ច្បាប់ភូមិបាល (ឆ្នាំ២០០១)
- ច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០០០)
- ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ (ឆ្នាំ១៩៩៦)
- ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា (ឆ្នាំ១៩៩៦)
- ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រា មួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈ គតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈនៃគ្រឹះស្ថាន សាធារណៈរដ្ឋបាល
- អនុក្រឹត្យលេខ២៨៩ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យ សាធារណៈ
- អនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែន សារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

- អនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង
- អនុក្រឹត្យលេខ១៥៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលមាត្រា៥០ មាត្រា៥១ មាត្រា៥២ និងមាត្រា៥៣ នៃអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ស្តីពីការទូទាត់ត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារ
- អនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុក្រឹត្យលេខ២៤២ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើនចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកា
- អនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច
- អនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ
- អនុក្រឹត្យលេខ២៥ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
- អនុក្រឹត្យលេខ១៨១ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការដាក់ឱ្យប្រើប្រាស់នីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
- អនុក្រឹត្យលេខ១៥ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- អនុក្រឹត្យលេខ២១ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីបែបបទ និងនីតិវិធីនៃការប្តឹង និងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម
- អនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- អនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្តីពីការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
- អនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ
- អនុក្រឹត្យលេខ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម

- អនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសារពើពន្ធ
- អនុក្រឹត្យលេខ១២៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃចំណូលមិនមែនសារពើពន្ធ
- អនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- អនុក្រឹត្យលេខ២៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- អនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្តីពីកិច្ចដំណើរការទូទៅនៃការផ្ទេរមុខងារនិងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
- អនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិក្រុង ស្រុក
- អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ
- អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ ស្តីពីការបំពេញបន្ថែមអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តព្រះរាជក្រមលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- អនុក្រឹត្យលេខ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- អនុក្រឹត្យលេខ១៥៥ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៩ ស្តីពីនីតិវិធីនៃការផ្តល់ប្រាក់បុរេប្រទានសម្រាប់ចំណាយថវិកាចរន្ត និងចំណាយថវិកាវិនិយោគសាធារណៈ
- អនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ
- អនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តព្រះរាជក្រមលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ

ឧបសម្ព័ន្ធទី៣

តួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

ក. អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

ក. ស. ហ. វ. ទទួលខុសត្រូវក្នុងការធ្វើឱ្យបានសម្រេចនូវបញ្ជីសារពើភណ្ឌប្រចាំឆ្នាំនៃទ្រព្យសម្បត្តិរបស់រដ្ឋឱ្យបានត្រឹមត្រូវ។ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនេះត្រូវមានជាអាទិ៍ ការកត់សម្គាល់ឈ្មោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ប្រភេទ និងលក្ខណៈសំខាន់ៗ ព្រមទាំងទីតាំងភូមិសាស្ត្រនៃទ្រព្យទាំងនោះ។

ភារកិច្ចរបស់អាជ្ញាធរគ្រប់គ្រងពាក់ព័ន្ធនឹងបញ្ជីសារពើភណ្ឌ មានដូចខាងក្រោម៖

- រៀបចំក្របខ័ណ្ឌគតិយុត្ត ដែលពាក់ព័ន្ធការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដល់អាជ្ញាធរកាន់កាប់
- គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អាជ្ញាធរកាន់កាប់
- រៀបចំក្របខ័ណ្ឌគតិយុត្ត សម្រាប់ការវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ត្រួតពិនិត្យ និងវាយតម្លៃភាពត្រឹមត្រូវ នៃការរៀបចំនិងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តដែលបានកំណត់ជាធរមាន
- ជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់អាជ្ញាធរកាន់កាប់
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងលើកការស្នើដោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធគណនេយ្យភាព និងបូរណភាពនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- រៀបចំស្នើវិធានការលើកទឹកចិត្ត ឬ ការស្នើចាត់វិធានការរឹតត្បិតពាក់ព័ន្ធការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដាក់ឱ្យអនុវត្ត។
- ត្រួតពិនិត្យ និងធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អាជ្ញាធរកាន់កាប់។

ខ. អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ

ភារកិច្ចរបស់អាជ្ញាធរកាន់កាប់ពាក់ព័ន្ធនឹងបញ្ជីសារពើភណ្ឌ មានដូចខាងក្រោម៖

- អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវកត់ត្រាទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលស្ថិតនៅក្រោមការកាន់កាប់ និងប្រើប្រាស់របស់ខ្លួន រួមទាំងអចលនវត្ថុ និងចលនវត្ថុ ដែលជាអំណោយរបស់ដៃគូអភិវឌ្ឍន៍ ដូចជា

សមិទ្ធផល ឧបករណ៍ សម្ភារនៃគម្រោងដែលបានបញ្ចប់ ហើយត្រូវបានផ្ទេរជូនរដ្ឋ ទ្រព្យសម្បត្តិដែលទទួលបានពីអស្សាមិករណ៍ ឬ ការដោះស្រាយផលប៉ះពាល់ ទ្រព្យសម្បត្តិរដ្ឋដែលជាមុនត្រូវបានវិនិយោគ ដូចជា ទីតាំងផ្សារ ចំណត កំពង់ចម្លង សត្វឃាតដ្ឋាន ជាដើម និងទ្រព្យសម្បត្តិដែលជាអំណោយរបស់សប្បុរសជននានា ផ្តល់ជូនអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ សម្រាប់ប្រើប្រាស់ជាទ្រព្យសម្បត្តិរបស់រដ្ឋ

- រៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ដោយអនុលោមតាមបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តដែលបានកំណត់ជាធរមាន
- ពិនិត្យ និងសម្រេចលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន ដើម្បីដាក់ជូនអាជ្ញាធរគ្រប់គ្រង
- ទទួលខុសត្រូវលើភាពត្រឹមត្រូវ ភាពគ្រប់ជ្រុងជ្រោយ និងភាពទាន់ពេលវេលា នៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តដែលបានកំណត់ជាធរមាន
- បំពេញបែបបទ និងនីតិវិធី ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ទ្រព្យ) ឬ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ទ្រព្យ) របស់រដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន
- ស្នើសុំគោលការណ៍អនុញ្ញាតពីអាជ្ញាធរគ្រប់គ្រង លើការជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីលទ្ធផលនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងលើការស្នើដោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធគណនេយ្យភាព និងប្រឈមនឹងការរៀបចំកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនអាជ្ញាធរគ្រប់គ្រង ពិនិត្យដោះស្រាយ និងសម្រេច
- ចាត់វិធានការជាក់ស្តែង ដល់អង្គភាពប្រើប្រាស់ សំដៅធានាការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
- ត្រួតពិនិត្យ និងធ្វើសវនកម្ម លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- អាជ្ញាធរកាន់កាប់ និងអាជ្ញាធរគ្រប់គ្រង ត្រូវកំណត់តម្លៃទ្រព្យសម្បត្តិរដ្ឋ ដែលបានកត់ត្រា។ យន្តការវិធាន និងនីតិវិធីលម្អិតនៃការកំណត់តម្លៃទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយប្រកាសរបស់ ក.ស.ហ.វ។ អាជ្ញាធរកាន់កាប់ ត្រូវរៀបចំបង្កើតគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួន ដែលសរសេរជាអក្សរកាត់ថា គ.ប.ទ. ដើម្បីធ្វើជាសេនាធិការក្នុងការទទួលខុសត្រូវ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់លម្អិតដោយប្រកាស សេចក្តីសម្រេច ឬ ដីការរបស់អាជ្ញាធរកាន់កាប់។

គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន មានសមាសភាព ដូចខាងក្រោម៖

- ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឬ តំណាង ប្រធាន
- ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
- ប្រធានអង្គភាពប្រើប្រាស់នីមួយៗ សមាជិក។

សមាសភាពជាក់ស្តែងនៃគណៈកម្មការបញ្ជីសារពើភណ្ឌនៃក្រសួង ស្ថាប័ន ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ក្រសួង ស្ថាប័ន។

គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៃរដ្ឋបាលរាជធានី ខេត្ត មានសមាសភាព ដូចខាងក្រោម៖

- អភិបាល ឬ អភិបាលរងរាជធានី ខេត្ត ប្រធាន
- ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
- ប្រធានអង្គភាពប្រើប្រាស់នីមួយៗ សមាជិក។

គណៈកម្មការបញ្ជីសារពើភណ្ឌនៃរដ្ឋបាលក្រុង ស្រុក មានសមាសភាព ដូចខាងក្រោម៖

- អភិបាល ឬ អភិបាលរងក្រុង ស្រុក ប្រធាន
- ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
- ប្រធានអង្គភាពប្រើប្រាស់នីមួយៗ សមាជិក។

គណៈកម្មការបញ្ជីសារពើភណ្ឌនៃរដ្ឋបាលឃុំ សង្កាត់ មានសមាសភាព ដូចខាងក្រោម៖

- មេឃុំ ចៅសង្កាត់ ឬ ជំទប់ឃុំ ឬ ចៅសង្កាត់រង ប្រធាន
- ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
- ប្រធានអង្គភាពប្រើប្រាស់នីមួយៗ សមាជិក។

សមាសភាពជាក់ស្តែង នៃគណៈកម្មការបញ្ជីសារពើភណ្ឌនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នីមួយៗ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ពាក់ព័ន្ធ។

គណៈកម្មការបញ្ជីសារពើភណ្ឌនៃនីតិបុគ្គលសាធារណៈ មានសមាសភាព ដូចខាងក្រោម៖

- នាយកប្រតិបត្តិនៃនីតិបុគ្គលសាធារណៈ ប្រធាន
- ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
- ប្រធានអង្គភាពប្រើប្រាស់នីមួយៗ សមាជិក។

សមាសភាពជាក់ស្តែងនៃគណៈកម្មការបញ្ជីសារពើភណ្ឌនៃនីតិបុគ្គលសាធារណៈ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់នាយកប្រតិបត្តិ ដោយមានការឯកភាពពីក្រុមប្រឹក្សាភិបាល។

គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានភារកិច្ច ដូចខាងក្រោម៖

- ដឹកនាំ និងសម្របសម្រួលការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌរបស់អាជ្ញាធរកាន់កាប់
- ពិនិត្យ និងតាមដានការរៀបចំ និងបំពេញបែបបទនិងនីតិវិធី ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលស្ថិតក្រោមការកាន់កាប់
- រៀបចំ និងបូកសរុបបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនប្រធានអាជ្ញាធរកាន់កាប់ ដើម្បីពិនិត្យ និងសម្រេច

- ពិនិត្យ និងផ្តល់យោបល់ លើការស្នើសុំជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់ ដើម្បីដាក់ជូនប្រធានអាជ្ញាធរកាន់កាប់ ពិនិត្យនិងសម្រេច
- ចាត់វិធានការជាក់ស្តែង ដើម្បីធានាភាពត្រឹមត្រូវ ភាពគ្រប់ជ្រុងជ្រោយ និងភាពទាន់ពេលវេលានៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ពិនិត្យលើរបាយការណ៍ស្តីពីលទ្ធផលនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងលើការស្នើស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធគណនេយ្យភាព និងបូរណភាពនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនប្រធានអាជ្ញាធរកាន់កាប់ ពិនិត្យនិងសម្រេច
- ស្នើត្រូវពិនិត្យ និងធ្វើសវនកម្មលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនប្រធានអាជ្ញាធរកាន់កាប់ ពិនិត្យនិងសម្រេច។
- បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធានអាជ្ញាធរកាន់កាប់។

គ. លេខាធិការដ្ឋានរបស់គណៈកម្មការបញ្ជីសារពើភណ្ឌ (គ.ប.ទ) នៃអាជ្ញាធរកាន់កាប់

អាជ្ញាធរកាន់កាប់ អាចមានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ/អង្គភាពទទួលបន្ទុកទ្រព្យសម្បត្តិរដ្ឋ ធ្វើជាលេខាធិការដ្ឋាន ក្នុងការបំពេញមុខងាររបស់ខ្លួន ដែលលេខាធិការដ្ឋាន គ.ប.ទ. មានភារកិច្ច ដូចខាងក្រោម៖

- ធានាកិច្ចដំណើរការប្រចាំថ្ងៃ និងរៀបចំកិច្ចប្រជុំរបស់ គ.ប.ទ.
- សម្របសម្រួល និងផ្តល់ការគាំទ្រដល់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ក្នុងការរៀបចំនិងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- សម្របសម្រួលការរៀបចំ និងបំពេញបែបបទនិងនីតិវិធី ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ឬ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
- ប្តូកសរុប ចងក្រង និងរក្សាទុកបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងភាពគ្រប់ជ្រុងជ្រោយ នៃការរៀបចំនិងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ប្តូកសរុប និងរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការរៀបចំនិងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូន គ.ប.ទ.
- បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធាន គ.ប.ទ.។

ឃ. គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ

គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ននៅថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ មានតួនាទីដូចតទៅ៖

គណៈកម្មការថ្នាក់ជាតិ	គណៈកម្មការថ្នាក់ក្រោមជាតិ
- ចុះធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋជាក់ស្តែងដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន នៅថ្នាក់កណ្តាល ដែលពុំទាន់មានបណ្ណកម្មសិទ្ធិ។ - ចុះកំណត់ព្រំប្រទល់ និងកសាងគំនូសប្លង់ទីតាំងដើម្បីរៀបចំចេញជាបណ្ណកម្មសិទ្ធិលើដីរដ្ឋ។ - ធ្វើរបាយការណ៍អំពីដំណើរការ និងលទ្ធផលនៃការអនុវត្តការងារជូនថ្នាក់ដឹកនាំក្រសួងទាំងពីរពិនិត្យ និងសម្រេច ព្រមទាំងលើកជាបាយការណ៍គោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។ - សហការជាមួយមន្ទីរអង្គភាពនិងអាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តតួនាទី ភារកិច្ច ដូចមានចែងក្នុងប្រកាសអន្តរក្រសួង ឱ្យមានប្រសិទ្ធភាព។	- ចុះធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋជាក់ស្តែងដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរអង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពុំទាន់មានបណ្ណកម្មសិទ្ធិ។ - ចុះកំណត់ព្រំប្រទល់ និងកសាងគំនូសប្លង់ទីតាំងដើម្បីរៀបចំចេញជាបណ្ណកម្មសិទ្ធិលើដីរដ្ឋ។ - ធ្វើរបាយការណ៍អំពីដំណើរការ និងលទ្ធផលនៃការអនុវត្តការងារជូនថ្នាក់ដឹកនាំក្រសួងទាំងពីរពិនិត្យ និងសម្រេច ព្រមទាំងលើកជាបាយការណ៍គោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។ - សហការជាមួយមន្ទីរអង្គភាពនិងអាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តតួនាទី ភារកិច្ច ដូចមានចែងក្នុងប្រកាសអន្តរក្រសួង ឱ្យមានប្រសិទ្ធភាព។

ង. អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ភារកិច្ចរបស់អង្គភាពប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានដូចខាងក្រោម៖

- រៀបចំ កត់ត្រា និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តដែលបានកំណត់ជាធរមាន
- ពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ដើម្បីបញ្ចូលទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- លើកការស្នើធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
- លើកការស្នើសុំជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងដាក់ជូន គ.ប.ទ. ពិនិត្យ
- រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការរៀបចំ និងការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូន គ.ប.ទ. ដើម្បីពិនិត្យ និងដោះស្រាយ
- បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធានអាជ្ញាធរកាន់កាប់ និងប្រធាន គ.ប.ទ. ។

អង្គភាពប្រើប្រាស់ អាចមានក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាសេនាធិការក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន។ ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៃអង្គភាពប្រើប្រាស់មានសមាសភាពដូចខាងក្រោម៖

- ប្រធានអង្គភាពប្រើប្រាស់ ប្រធាន
- អនុប្រធានអង្គភាពប្រើប្រាស់ អនុប្រធាន
- ប្រធានផ្នែកក្រោមឱវាទអង្គភាពប្រើប្រាស់ សមាជិក
- មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ/ទទួលបន្ទុកទ្រព្យសម្បត្តិវដ្តរបស់អង្គភាពប្រើប្រាស់ សមាជិក។

សមាសភាពជាក់ស្តែងនៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិវដ្តនៃអង្គភាពប្រើប្រាស់ ត្រូវតែងតាំងដោយសេចក្តីសម្រេច ឬ ដីការរបស់ប្រធានអាជ្ញាធរកាន់កាប់។

ការបង្កើត គ.ប.ទ. អង្គភាពប្រើប្រាស់ និងក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិវដ្ត នៃអង្គភាពប្រើប្រាស់ត្រូវកំណត់ដោយប្រកាស ឬ សេចក្តីសម្រេច ឬ ដីការ របស់អាជ្ញាធរកាន់កាប់។

ឧបសម្ព័ន្ធទី៤

តារាងឈ្មោះនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល

- ១- រាជបណ្ឌិត្យសភាកម្ពុជា
- ២- វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ
- ៣- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ « តេជោ »
- ៤- វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ៥- មន្ទីរពេទ្យកាល់ម៉ែត
- ៦- សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
- ៧- វិទ្យាស្ថានជាតិសុខភាពសាធារណៈ
- ៨- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
- ៩- មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន-ព្រះករុណាសីហនុ
- ១០- មន្ទីរពេទ្យកុមារជាតិ
- ១១- មន្ទីរពេទ្យព្រះអង្គឌួង
- ១២- មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
- ១៣- ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល
- ១៤- មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
- ១៥- មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម
- ១៦- មន្ទីរពេទ្យហ្លួងម៉ែ
- ១៧- សាកលវិទ្យាល័យជាតិគ្រប់គ្រង
- ១៨- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ១៩- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ២០- សាកលវិទ្យាល័យស្វាយរៀង
- ២១- សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
- ២២- សាកលវិទ្យាល័យបាត់ដំបង
- ២៣- វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
- ២៤- សាកលវិទ្យាល័យភូមិន្ទកសិកម្ម
- ២៥- វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម
- ២៦- សាលាជាតិកសិកម្មព្រៃកលៀប
- ២៧- វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
- ២៨- អាជ្ញាធរជាតិអប្សរា

- ២៩- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
- ៣០- អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍន៍មន្ទីរនៃប្រាសាទព្រះវិហារ
- ៣១- អាជ្ញាធរជាតិសំបូរព្រៃគុក
- ៣២- មូលនិធិជនពិការ
- ៣៣- មូលនិធិជាតិជំនួយសង្គម
- ៣៤- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
- ៣៥- គ្រឹះស្ថានអង្គរ
- ៣៦- វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
- ៣៧- បេឡាជាតិសន្តិសុខសង្គម។

សម្គាល់៖ ទិន្នន័យគិតត្រឹមខែមករា ឆ្នាំ២០២៤។ តារាងឈ្មោះនេះនឹងត្រូវធ្វើបច្ចុប្បន្នកម្មតាមការចាំបាច់។

ឧបសម្ព័ន្ធទី៥

តារាងឈ្មោះនៃសហគ្រាសសាធារណៈ

- ១- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- ២- អគ្គិសនីកម្ពុជា
- ៣- មន្ទីរពិសោធន៍សំណង់និងសាធារណការ
- ៤- ទួរគមនាគមន៍កម្ពុជា
- ៥- កំពង់ផែស្វយ័តក្រុងព្រះសីហនុ
- ៦- កំពង់ផែស្វយ័តភ្នំពេញ
- ៧- សាជីវកម្មធានាឥណទានកម្ពុជា
- ៨- គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ
- ៩- ប្រៃសណីយ៍កម្ពុជា
- ១០- ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
- ១១- ក្រុមហ៊ុនហ្គ្រីនត្រេដ
- ១២- ធនាគារសហគ្រាសធុនតូច និងមធ្យម
- ១៣- សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទូកដាក់សំរាម សំណល់រឹង
- ១៤- សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ
- ១៥- ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជាវី)
- ១៦- ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
- ១៧- រដ្ឋាករទឹកស្វយ័តសៀមរាប
- ១៨- រដ្ឋាករទឹកស្ទឹងត្រែង
- ១៩- រដ្ឋាករទឹកកំពង់ចាម
- ២០- រដ្ឋាករទឹកស្វាយរៀង
- ២១- រដ្ឋាករទឹកបាត់ដំបង
- ២២- រដ្ឋាករទឹកកំពត
- ២៣- រដ្ឋាករទឹកមណ្ឌលគិរី
- ២៤- រដ្ឋាករទឹកស្មោង-តាំងក្រសាំង
- ២៥- រដ្ឋាករទឹកក្រុងស្ទឹងសែន
- ២៦- រដ្ឋាករទឹកពោធិ៍សាត់។

សម្គាល់៖ ទិន្នន័យគិតត្រឹមខែមករា ឆ្នាំ២០២៤។ តារាងឈ្មោះនេះនឹងត្រូវធ្វើបច្ចុប្បន្នកម្មតាមការចាំបាច់។



ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ



(+ ៨៥៥) ៨៥ ៧៧៧ ៩២០



www.pfm.gov.kh



gsc@pfm.gov.kh



www.facebook.com/gscpfm